



ស៊ុន ខេយូ - ពន្លឺនៃ សេចក្តីពិត

ការពិចារណា **unpretentious** ធ្វើឡើងនៅក្នុង ប្លង់ ដ៏ល្អ កម្រិត ខ្លាំងនៃ ឯករាជ្យ ប្រជាំ គួរឱ្យចាប់អារម្មណ៍ ដូចជាយើង មើលឃើញ អន្តរកម្ម នៃ គំនិត ល្អណាស់ ដែលជាលទ្ធផល ជំហាន ដើម្បីប្រាប់ រឿង ដោយមាន សីលធម៌ ដែលជា សីលធម៌ របស់ រឿង មួយ ... រឿងនេះ ប្រហែលពីរ សេះសម្រាប់ធ្វើការអ្នកដែលបានធ្វើ ដំណើរ តាមរយៈ ធុប៉ុន បុរាណ មួយ ចាប់តាំងពី ពេលវេលានៃ ការអកឃើញ នេះ ត្រូវបាន ផ្ទុក លា ពណ៌ប្រផេះ ជាមួយនឹង អំបិល បន្ត ធ្ងន់ ណាស់ ! លា ពណ៌ខ្មៅ បានដឹកនាំឱ្យទៅ ចរ គោលដៅរបស់អ្នក ដោយសារតែគាត់ មាន ផ្ទុក ពន្លឺ ខ្លាំងណាស់ បានយក ជួត ឡើង អ្នក សំណាង របស់គាត់ ត្រូវបាន វិធី ឈឺឈាម ណាស់ ពណ៌ប្រផេះ មិនអាច ឈរ វាហើយ ហៀបនឹង ស្លាប់ នៅពេលដែល ការខិតខំប្រឹងប្រែង នាំអោយគេជំពប់ ដួល ទៅក្នុង ភក់ ដ៏ធំមួយនៃ **derretendo-** ទឹកប្រសិនបើមាន ពាក់កណ្តាល បន្ត , លា ខ្មៅ ភ្នាក់ផ្អើល មើល មិត្តរួម សំណាង មិនគួរឱ្យជឿ ថាមានការ ទៅ លើក , ធ្លាក់ចុះ ទទួលយក នូវអ្វីដែល ត្រូវបានចាកចេញ ថ្លៃជំរុញដោយ ច្រណែន , បោះ ចូលទៅក្នុងទឹក សង្ឃឹមថា ជោគវាសនា ដូចគ្នា នេះ។

អរហ័ស ត្រាំ ទឹក ធ្វើឱ្យវា ស្ទើរតែអាចធ្វើទៅ ខ្មៅ សូម្បីតែ ក្រោកឈរឡើង , ជាការ ពិតណាស់ នៅទីបំផុត ការទោរ ទៅនឹង ការអស់កម្លាំង និឯការ ស្លាប់។

រឿង ជីតា

សេចក្តីស្រឡាញ់ គឺដូច ឥន្ទន្ទ មួយ គឺមិនតែងតែ បច្ចុប្បន្ន ប៉ុន្តែតែងតែ លេចឡើង ! ទ្រឹស្តី នេះជា ក្តីស្រមៃ បង្កើត ភាពចលាចល $1 = 1$
 $+ + 1 = 2: 2 = 1$ ឥន្ទន្ទ គួរ សង្គម សេចក្តីស្រឡាញ់ **multifactorial** បញ្ចប់នៅ អង្គភាព អំណាច អតិបរមានៃ វិទ្យុសកម្ម , ផ្កា នៅក្នុងព្រះអាទិត្យ - ផែនដី ផុតកំណត់ ព្រះអាទិត្យ បំផុស ពណ៌ ដូចគ្នានេះដើម្បីគួរ ពិភពលោក - ដែលខ្ញុំ ដកដង្ហើម , អ្នក ជម្រុញ ក្នុង ខ្យល់ ដូចគ្នា នៃសេចក្តីស្រឡាញ់ ហើយខ្ញុំ ពណ៌ទាំងអស់ ដើម្បីគួរ ពិភពលោក របស់អ្នក! ទាំងអស់ ជាផ្នែកមួយនៃ

របៀបដែលយើង មានអារម្មណ៍ថាមាន រឿង ហើយមាន អ្វីដែល រូបរួមគ្នា , ផ្សេងទៀត ដាច់ពីគ្នា ប៉ុន្តែ ការពិត មិនបាន លាក់បាំង ការពិត ។ ចងចាំ ដំបូងរបស់ខ្ញុំ គ្រាន់តែ គ្រាន់តែមាន ដូច ដែលក្នុងនោះ បានស្រូបយក កិច្ចព្រមព្រៀង នៅថ្ងៃ ភ្លឺ និងរៀបចំ ខ្ញុំដោយ អំណាចនៃ ពន្លឺ ចេញពី ភាពងងឹត ហើយនឹង ចែក អំណាច និងថាមពល សម្រាប់សហគមន៍ **constelar** ទាំងមូល។ ខ្ញុំបានដាក់ ខ្លួនឯង គិតថា ប្រសិនបើ មួយ ថ្ងៃ នឹងមាន ចម្ងាយ មួយ? ប្រសិនបើមាន ថ្ងៃមួយ ជាមាន ចម្ងាយ មួយ នឹង ពិឃាត , គួរឱ្យខ្លាច , រំខាន , ឬ ជាការ ឥតឈប់ឈរ ភ្លឺ, ដ៏ស្រស់ស្អាត ពេញដោយរស្មីនិង ស្លាបាប ។ រាល់ កាំរស្មី ដែលជា មនុស្ស មាន លក្ខណៈ ខុសគ្នា, របៀប ផ្សេងគ្នា នៃសកម្មភាព ពន្លឺ ផ្សេងគ្នា ពោលគឺ កាំរស្មី គ្នា / មានតែមួយគត់ និងផ្តាច់មុខ ។ ផងដែរ ប្រសិនបើមួយ ថ្ងៃ នឹងមាន ចម្ងាយ យ៉ាងហោចណាស់ វាគឺជា ដើម ។ រាល់ កាំរស្មី មាន ទម្រង់នៃ សកម្មភាព នេះ, ដូចជា នៅពេលណាមួយ មនុស្សដែល ចែករំលែក នៅតាមដង កើតឡើង ប្រភាគ ។ តើយើងកំពុង ធ្វើ សកម្មភាព នៅលើ ផ្ទៃម / មាន, យើងអាច ផ្លាស់ប្តូរ ទិសនិង ទិសដៅ ។ ទាក់ទងទៅនឹង គោលដៅ នេះនិង ជាលើកដំបូងដែល ខ្ញុំនឹង ហៅ ព្រះនាមរបស់ ព្រះនៅ ថ្ងៃមួយ បានចូលមក មាន ជំនឿ សន្តាន និងជំនឿ ជាមួយនឹងការ តាម ភ្នំរ៉ាន់ ដែលបានប្រាប់ ខ្ញុំពី រឿង ដូចខាងក្រោម ដែល ខ្ញុំនឹងពិពណ៌នាអំពី : គឺអ្នក លេងហ្គេម ដែលបានផ្តល់ឱ្យសម្រាប់ ដៃនិង ខ្នងក្តា ស្នើសុំ ព្រះ ឱ្យចាកចេញពី អ្នក បានពិន្ទុ អតិបរមានិង បានចាកចេញពី អ្នក **damn** មួយ។ ទីស្រឡាញ់របស់ខ្ញុំ , រឿង ពុះ ចុះ ប៉ុន្តែអ្នកដែល នៅទីបំផុតបាន ចេញផ្សាយ ព័ត៌មាន នេះ? ក៏ប៉ុន្តែ ក្រៅពី រឿង ដែលខ្ញុំ ចង់ប្រាប់អ្នក ថាយើងមាន សកម្មភាពនិង កាំ នេះបាន / នឹងត្រូវ សម្តែង ជាមួយនឹង បរិស្ថាន គ្នា វិល គ្រាប់ឡកឡាក់ ជាមួយនឹងថាមពល / រាង / ឥរិយាបថ របស់អ្នក។ ខ្ញុំបានដឹងថា វានឹងមាន ប្លែងមួយ ហើយថា អ្វីដែល ត្រូវបានគេ នឹងមាន តុល្យភាពនៃ កងកម្លាំង **gleaming** ដែលនឹង ផ្លាស់ប្តូរ ការពិតមួយៗការ ថាមពល ផ្លាស់ប្តូរ និងអ្នកដែល រស់នៅ មិនពេញចិត្ត ជាមួយនឹង ការពេញចិត្ត នឹងក្លាយជា ពណ៌ ទាំងអស់ដើម្បី គួរ ពិភពលោករបស់អ្នក ។ ខ្ញុំភ្ញាក់ឡើង នៅក្នុង ការពិត ខុសពី វគ្គសិក្សា ការសរសេរ ធម្មតា និងរុករក តាមរយៈ សៀវភៅ នេះនឹង ពង្រីក ការ របស់ខ្ញុំ។ ខ្ញុំគិតអំពី របៀបនៃការ បញ្ជូន នៃការគិតនិង ស្មើ វាទៅ ពន្លឺ និងអំណាច របស់ខ្លួន។ យើងទាំងអស់គ្នា គិតអំពី ទស្សនៈវិស័យ ជាច្រើនដែល ចាំបាច់ត្រូវ ធ្វើតាម ចង្វាក់ និងជា ព្រលឹង មាន ពេល រំខាន , របៀបដែលយើង មើលទៅ គឺមិន តែងតែជា រឿងឆោតល្ងង់ និងថាមពល បានពង្រីក ។ គំនិត មានបញ្ហា ជាមួយនឹងការ មជ្ឈម្រឹម ត្រូវបាន **perpetuated** និង សំឡេង នៅក្នុង **unison** កាន់តែខ្លាំង ជាង សម្លេង ជាច្រើននោះពាក្យ មាន ការបញ្ចេញមតិ សិល្បៈ មួយ ពីឥឡូវ នឹងមាន ការបំផុសគំនិត ។ ការវាយដំ របស់បេះដូង មាន ចង្វាក់បេះដូង របស់ខ្លួនដែល បានពង្រីក សរសៃ នោះទេ។ ការបង្ក្រាប ធ្វើឱ្យ មនុស្សស្លាប់ ដោយសារតែ អ្វីគ្រប់យ៉ាងដែល មាន សំណួរ របស់ខ្លួន។ អ្វីដែលយើង គិតអំពី ការអាក្រក់ ហើយពេលខ្លះ ធ្វើឱ្យយើង បិទ " ប៉ុន្តែ យើងទាំងអស់គ្នា គិតថា « ការចងចាំ គឺមិន តែងតែមានវត្តមាន ហើយនិយាយថា មិនមាន ការស្តាប់ **pratiques** ព្រោះវាគឺជា អាក្រក់។ យើងទាំងអស់គ្នា មានសេរីភាព នៃការបញ្ចេញមតិ ប៉ុន្តែមិនមែនទាំងអស់ មានវា នៅក្នុងពេល ដែលត្រឹមត្រូវ ទៅហើយគ្មានអ្វី មានភាពស្មោះត្រង់ ជាងសេចក្តីពិតដែល យើងមាន សំណុំបែបបទផ្សេងគ្នា នៃការបញ្ចេញមតិ និង បានល្អ គឺត្រូវមាន តុល្យភាព។ តុល្យភាព គឺមាន ទម្រង់ វដ្ត មួយ ត្រូវបាន ភ័យ គឺមាន អតុល្យភាព មួយ។ មនុស្សដែល ស្រឡាញ់ ធ្វើអត្ថាធិប្បាយ។ ទាំងអស់ មានការ ចាប់ផ្តើម ជាសកល អាណិតអាសូរ សេចក្តីស្រឡាញ់ ដ៏បរិសុទ្ធ ។ ព្រះអាទិត្យ ជាប្រភព ថាមពល ដែលមាន លក្ខណៈមិនប្រក្រតី នោះគឺ គ្មានអ្វីកើតឡើង អ្នករាល់គ្នា ហ្ន៎ នៅពេលដែល ពួកគេចង់បាន ហើយមាន ទស្សនៈ ច្រើន តែងតែមាន គំនិត ជាច្រើនជា ការផ្តន្ទាទោស ប៉ុន្មាន . . . អ្វីដែល មិនអាចផ្សះផ្សារបាន នៅទីនោះ ដោយសារតែ ទាំងអស់ គឺជាប្រធានបទ ដើម្បី ភាពអយុត្តិធម៌ ។ សេ

ចក្រីស្រឡាញ់ គឺជាប្រភពនៃ សេចក្តីរីករាយ និងតែងតែ ម្នាក់ឯង និងបាន ការពារ ៖ មានមនុស្ស ដែលមិន ចង់គិត នោះទេប៉ុន្តែ ការយល់ដឹង គឺមាន ពិល ដែល បញ្ជាក់ យើង។

មាន អំពើអាក្រក់ ជាពេលខ្លះ យើងទាំងអស់គ្នា មានការភ័យខ្លាច មាន , ពួកគេ ទាំងអស់គ្នា និយាយនិង ធ្វើរឿង អ្នក ។ ខ្ញុំមិន សរសេរទៅ នរណាម្នាក់ យើងមាន អ្វីដែលយើង មិនចង់ ចាំបាន នោះទេប៉ុន្តែវា ជាការ ល្អក្នុងការ ដឹងនៅពេលយើងមាន ការសាកស្តាយ និងតែងតែ ទទួលស្គាល់ វាហើយ មិនបាន លាក់ អ្វីនោះទេ ដោយសារតែយើង ទាំងអស់គ្នាមាន ភាពងាយរងគ្រោះ ដែលយើង ទាំងអស់គ្នា មានអារម្មណ៍ថាមាន អារម្មណ៍

រីករាយនៃការ អ្វីមួយ ហើយនៅពេល ឱកាស lurks បើក ទ្វារវាតែងតែមាន អារម្មណ៍ គ្នា ប៉ុន្តែ « គ្មាននរណាម្នាក់ គឺ អ្នកណាម្នាក់ »

ហើយ ដូច្នោះ មនុស្សគ្រប់រូបមាន សិទ្ធិក្នុងការ បំភ្លឺ នេះ។ មិត្តភាព គឺតែងតែជា គោលការណ៍ ដ៏ល្អក្នុងការ មិត្តភក្តិ គឺជាការ មួយផ្សេងទៀត ដោយខ្លួនឯង។ សូមអនុវត្តតាម សភាវគតិ របស់អ្នក អ្នកឃើញ ជាវិជ្ជមាន នោះទេ។ យើងទាំងអស់គ្នា អាចត្រូវបាន ស្រឡាញ់ និងសេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់គឺ ម៉ាស៊ីនភ្លើង ពន្លឺ នៅពេលយើង ត្រូវបានគេ ស្រឡាញ់ យើងត្រូវតែ គោរព អារម្មណ៍នេះ ស្រឡាញ់ គ្នាទៅវិញទៅមក និងបង្កើន អត្រាកំណើត តែងតែ ជាមួយនឹងពាក្យ នៅ ផ្លូវបំបែក ការប្រកួត ពិតជា ពាក្យដែល ប្រឆាំង មួយ ប៉ុន្តែជាមួយនឹង គក្ក របស់អ្នកដើម្បីជៀសវាង ការរងទុក្ខវេទនា ។ « អ្វីដែល មាន អាយុ គឺមិនមាន ប្រាជ្ញា ទេតែ ប្រុងប្រយ័ត្ន " ដូច្នោះ ស្តាប់ ! អ្នករាល់គ្នាដឹង ល្អនិងអាក្រក់ ? យើងមាន នៅក្នុងដៃ របស់

យើងបាន សម្រេចចិត្តដើម្បី ក្លាយជា ល្អឬ អាក្រក់ , អ្នក គឺមាន ភាពប្រក្រតី មួយចំនួន ពិតជា ចំនេះដឹង គឺមានសារៈសំខាន់ ? បើអាចធ្វើបាន ត្រូវបាន បញ្ចប់ការសិក្សា ពី សាលា នៃជីវិត នេះ . . . ខ្ញុំនឹង ប្រែក្លាយ ខ្លួនឯង សម្រាប់អ្នក សម្រាប់ខ្ញុំ និងសម្រាប់ អ្នកដែលស្រឡាញ់ ខ្ញុំ។ ការ រង្វាន់ប្តូរ ទៅជា ការអិត្ត ។ ខ្សែ មួយដែល ឆ្លងកាត់ មួយដែល បច្ចុប្បន្ន រស់រវើកនៃ ការចប់បារម្ភ , អគ្គិសនី , សាកសព រត់ បាន

feeders និងជា ក្តីសង្ឃឹមសម្រាប់ អ្វីដែលថ្មីនិង ដ៏អស្ចារ្យ ដែលទុក ចលនា វិគីរន្ត ប៉ុន្តែជាមួយនឹង ប្រណាំង គំនិតនិង អន្ទះសារ ។ ចលនា ពិការ ភាពតានតឹង បាន កើនឡើងនៅក្នុង ស៊ុម និងពិតជា បានគ្រប់គ្រងនិង វាស់ ចលនា ធ្លាក់ចុះ ជណ្តើរ នៃការគិត ដែលយើង ភ្ជាប់ គ្នាទៅវិញទៅមក។ ជណ្តើរ នេះ គឺមាន គំនិត ដែលយើង categorize ឥរិយាបថ មុខ , និង ចលនា ដែលមិន សមនៅលើ ចុះ និ

ងការ ឡើង នៃគ្រា នៃជីវិត , ភ្លើង ចិញ្ចឹម treadmill នេះ ដោយគ្មានអ្នក អ្នក ពិត សតវត្សរ៍នេះ ការបញ្ឈប់ ការនាំមុខ ។ ទី

XXI , ថាមពល , វេទមន្ត , សំលៀកបំពាក់ ទាំងអស់ ជាមួយនឹង ការចុះសម្រុងគ្នា ច្បាស់ នោះទេតែ ចូរ្យប្រយ័ត្ន ជណ្តើរ មិនមែន អ្នករាល់ គ្នានឹង ការកើនឡើង នៃជីវិត នេះមាន មនុស្ស ម្នាក់ដែល ឡើង ជណ្តើរ មួយដែល កើនឡើង និងជាពិសេស មាននរណាម្នាក់បាន ផ្លាស់ទី និងអ្នក

គាំទ្រ គឺថា គ្រប់គ្រាន់ហើយ ឬវា ជាការសំណួរនៃ តុល្យភាព ? តុល្យភាព នៃអំណាច គឺមានសារៈសំខាន់ ក្នុងការ តុល្យភាពនៃ ចលនា កើនឡើង និងការ ធ្លាក់ចុះ ដល់កម្រិត នៃ ការ គ្រប់ ប៉ុន្តែ មិនមែនទាំងអស់ សមនឹងទទួលបាន ដើម្បីចូលទៅ ចុះឬ ដើម្បីគាំទ្រ ពួកយើងនៅលើ ការឡើង កិ

ច្ចុខិតខំប្រឹងប្រែង និងការ តស៊ូ ត្រូវបាន គន្លឹះដ៏សំខាន់ ហើយបន្ទាប់មក បង្កើនការ ខ្លួនឯងទៅ ជាវិញ្ញាណ នៃការបូជា ដោយគ្មានការរងរបួស ឬការ ឈប់ និងការ នាងនឹង នាំអ្នក នៅក្នុងពន្លឺនៃ ការ គិត នោះទេ។ គ្មាន តុល្យភាពនៃ កងកម្លាំង ខាងក្រៅ ដែលអាច ផ្តល់ឱ្យអ្នកនូវ ជំហាន នេះគឺជា រឹងមាំនិង មានអារហារញាំ ដោយ ខ្សែ នៃក្តីសង្ឃឹម មកដល់ ខ្សែ អគ្គិសនី ដ៏សំខាន់បំផុតមួយ រដ្ឋ នៃជីវិត ថាមពល ដែល មតិព័ត៌មាន នៅលើផែ

នដី នេះ។ បន្ទះ អគ្គិសនី របស់ខ្ញុំគឺ ជាអ្នកដែល បញ្ជា ទិសដៅ នៃ មុខគំណែង និង អំណាច ជាសកល នេះ។ វាជា ពន្លឺ ថាមពលព្រះអាទិត្យ ដែល អាច បំភ្លឺ បាន ពោះវៀន ខ្មៅងងឹត នៃធម្មជាតិរបស់ ផែនដី។ អ្វីដែលបាន កើតឡើង មានអារម្មណ៍ថា ខកដោយ ថ្ងៃរះ ឈុត មួយដែល បា

ធម៌ជាមួយ នៅពេលព្រលប់ , រស់នៅ ឡើងវិញ និងការ កើត ដែលគាត់ ជា ព្រះអាទិត្យ ដ៏មានឥទ្ធិពល (ព្រះអាទិត្យ) * ប្រភព ចែងចាំ
 ង មួយដែល ធ្លាក់ចុះ ដូចជា ដំណាក់ នៅជាន់នេះ ជាប្រភព នៃជីវិត និងពន្លឺ នេះ។បង្គោលភ្លើងហ្សាវ របស់ខ្ញុំ ដែលបាន ស្វែងរក ឥតឈប់ឈរ
 ចលនា ស្ទួន នៃ ភាពមិនប្រក្រតី នេះ។ចាប់ផ្តើម មានអារម្មណ៍ថាមាន ការ ដក់ ដំបូងនិង សរសៃប្រសាទ រំខាន ព្រិចភ្នែក ជាមួយនឹង ដក់ បេះដូ
 ង។រលក អេឡិចត្រូ ដែលបាន ចូលមកនិង ចូលទៅ គំនិត **waveforms** ជុំវិញ រង្វង់នៃ រលក នេះ។រត់ ភ្លើងអគ្គិសនី តាមរយៈរា
 ងកាយ របស់ខ្ញុំ នាពេលបច្ចុប្បន្ន ដែលនាំ ខ្ញុំទៅ ទីលាន នៃរលក នេះ។រុញបាន អគ្គិសនី ធ្លាក់ចុះ ហើយខ្ញុំ ដីពេចរ រង្គោះរង្គើ ចរាចរ នៅក្នុងរបៀប
 អគ្គិសនី តែងតែដឹង ការពិត នៅពេលដែល រកឃើញដោយ ពន្លឺ លើកទឹកចិត្ត គឺមាន ការដាច់ភ្លើង ជាមួយនិង បិទ ដែលបាន ដាក់ទោសដោយ
 សម្លេង នៃការ មានអារម្មណ៍ ភ្លឺ , ភ្លឺ ឡើង ទៀន ភ្លឺការឈឺ បង្ក នៃ **wax** សូក្យូណាម៉ា បើកចំហ ទន់ភ្លន់ ប៉ះ អគ្គិសនី ទេតែ បិទ ពេ
 លវេលាក្នុងការ បើក នោះទេ។សង្វាក់ អគ្គិសនី បានឃើញ ការកាត់បន្ថយ ជាមួយនិង ងងឹត ចាក់ឬស ស្តប់ រស់រវើក ។ដក់ ក្នុង ផ្សែង ភ្លឺ ជម្រះ
 ការចងចាំ ចលាចល អេឡិចត្រូ ក្នុង គំនិត ជាច្រើន , **electromagnetism** និរន្តរ៍ ភាពចលាចល ។ពង្រីក ជាការ
electrifying កាំស្មី ដែល ធ្វើឱ្យ ចិត្ត មាន ពន្លឺ **electrifying** ខ្មៅនៃ ភ្លឺ, ភ្លើង ដែលកំពុងប៉ះពាល់ មកខ្ញុំ ស្នា
 គមន៍ ការអនុម័ត នៃ ខ្សែសង្វាក់ ទាំងមូល នេះ។ពន្លឺ ស្រអាប់ បំភ្លឺ មនុស្ស **outlandish** មួយ នៅក្នុងពន្លឺ ស្រអាប់ បាន។ខ្សែភ្លឺ រត់
 តាមខ្ញុំ រាងកាយ រស់រវើក ពេញលេញនៃ ថាមពល។**Subo** និងការ រីកចម្រើន ទៅក្នុង សៀគ្រី ទី **10** និងមាន **Energia "**
 បរាជ័យ មិនចេះរលួយ សូម្បីតែ ងងឹត មានការ បាត់បង់ អំណាច និងការ ធ្លាក់ចុះ រតាម ពាក្យ របស់ **ecstasy** និងអារម្មណ៍ បាន។កា
 រកាត់បន្ថយ និងភ្លឺ អេកូ មុត ភ្លឺ ចាំង ពន្លឺ រំលោភយក បំបែក សំឡេង រន្ទះ ដែលជាកន្លែងដែល ចាំង ងងឹត មិនច្បាស់លាស់ មនុស្ស ដីចេសរី
 ងរូស ជាមួយនិងការ តំរង់ទិស ភ្នែក។វាមាន លក្ខណៈចំលង មួយហើយ ដែល ផ្កា ទេហើយ ធ្លាក់ ផ្ការលាស់ ទិស និងអត្ថន័យ ទាំងអស់ គឺជា
 "ការ **ofusculência "** និង រន្ទះ ៖ ទាំង បាំង គ្នាទៅវិញទៅមក អារម្មណ៍ មានអារម្មណ៍រីករាយ និង រូបរាង
 ។**incandescent** និងការ កាត់ ធ្នូ ជ្រៅនៅក្នុង ព្រលឹង របស់អ្នកដែល កាន់ វិបត្តិ អាត្មា , ថាមវន្ត និង មូលមុនគេ។ក្នុងនាមជា
 ជំនួយ **hammering** ឱ្យខ្ញុំ **incongruous** នៃអារម្មណ៍ដែល អំពាវនាវឱ្យមាន ពន្លឺ ខ្លាំងនិង ប្រជាចិត្ត ក្នុងការ ព្រ
 លប់ អវត្តមាន របស់ខ្ញុំថា **curl** ឡើង យ៉ាងស្រទន់ ក្នុងការ ពន្លឺភ្លើង ខ្ពស់ នៃខ្លួន របស់ខ្ញុំ និង **gently** រីករាយ ដូចជាផ្នែកបន្ទោរ ម្ហូ
 យ។មាន ពន្លឺ **ominous** , គំរាមកំហែង **convalescent** ភ្លើង ទាំងនេះដែល ធ្វើទុក្ខទោសយើងខ្ញុំ និងអនុញ្ញាតឱ្យ ដី
 ងមុន គ្រោះថ្នាក់ ជាអ្វី?មាន ចង្អៀង មួយមាន ពន្លឺ ដែលអម អ្នកនៅក្នុង **bucolic** និងមិនអាច ប្រឈម ពេល **intimidat**
 អ្នកនៅក្នុងការ សម្ងាត់ នោះ។មាន ពន្លឺ ពណ៌ក្រហម ខ្លាំងនិង រាវាំង សរសៃប្រសាទ បង្កើនល្បឿន បាន។ដក់ **Zarpares** គំនិត ស្អាត
 ដោយគ្មាន ដឹកនាំបន្ត **sprawling** ឡើង ក្រុមហ៊ុន ពន្លឺ បំភ្លឺ នូវអ្វីដែល មិនត្រូវ បានផ្តល់ឱ្យ និងមិន មានអារម្មណ៍ថាមាន ក្រុមហ៊ុ
 ននេះបាន នៃពន្លឺ ។ដាក់មក កិននិង កំទេច សំលេងលី ឃ្លាន នៃការ សប្បាយ។ពន្លឺភ្លើង ដ៏មានឥទ្ធិពល ថ្កោលទោស ដល់ជីវិត អ្នកដទៃដើម្បី កា
 រអប់រំ ដោយ សំលេង ។តើធ្វើដូចម្តេច ដែលមានអនុភាពនិង **lacerating** កាំស្មី ដែលបាន កាត់បន្ថយ ទំនាក់ទំនង មិនអាច ចង ពន្លឺ
 ស្រអាប់ ដែល គ្របបាំង ការយល់ដឹង ថាការ វាយលុក បាច់ សំពឹងសំពោង ។ប្របលភព បំភ្លឺ អំពូលនៃ ពន្លឺ ពណ៌ខ្មៅ ក្នុង លោហធាតុ ភ្លឺ ជ្រៀ
 តចូល ជ្រៅ មួយនិង **cosmos** ដែល បំបាត់ ភាពភ្លេចភ្លាំង នៃព្រលឹង ។**Heats** រន្ទះ និង **darken** និង ក្លាយជា

កម្រិត និង ស្ងៀម ទេតែ ជួរ និង សំលេងរំខាន នៅពេលដែលវា កើតឡើងគឺ ផុតដង្ហើម និង ដំលើសលប់ ដែលឆ្លង សម្បូរ រស់នៅនិង មានវត្តមាន នៅក្នុងចំណោម ភ្លើង បំភ្លឺ ឬ ផ្សេងទៀតនិង ធ្វើកូដកម្ម ភាពងងឹត នៅឡើយទេ ទោះបីជា កងទាវា ដ៏សាមញ្ញ នៃការ ដកដង្ហើមធម្មតាហើយបំបែក ការ ស្ងៀមស្ងាត់ **electrifying** បំផុត។ រន្ទះ នេះបាន ជម្រុះ សតិសម្បជញ្ញៈ អ្នក បានសម្គាល់ដោយ ការចេញ មាន ដំក្លោះក្បាយ ហើយថា **precipitate** សកម្មភាព នីយ ធ្វេសប្រហែស អចលនទ្រព្យ និងមាន ឱកាស នៅពេលនោះ បានធ្លាក់ចុះ រន្ទះបាញ់ មួយផ្សេងទៀតក្នុង ពិភពលោកនេះ។ ខ្ញុំចាំថា រូបថតដែល បានយក ជាមួយនឹង បងប្រុសរបស់ខ្ញុំ (ឥឡូវ ព្រូរ នៅក្នុងបន្ទប់ របស់ខ្ញុំ) ហើយខ្ញុំ នៅកន្លែង ដែលជាកន្លែងដែល ខ្ញុំមាន ម៉ាស៊ីន **Infernal** ដែល ក្រោយមកបាន យោង ។ បន្ទាប់ពី ពណ៌ប្រផេះ ពន្លឺ ផេះ ទាំងនេះដែល សម្គាល់ អ្នកបាន កំដៅ ជាតិដែក ដែលមាន ព្រៃ និងរឹងមាំ គ្រាន់តែជាការ វាយដំ ត្រូវបាន គ្របដណ្តប់ ដោយពន្លឺ ផេះ ពីអតីតកាល និងអនាគត គ្រប់ទី កន្លែង មិនភ្លេច ។ កាត់បន្ថយការឡើង កម្ពស់ជំរុញ នៅពេលនេះ និងការ បន្តពូជ ផុសផុល យឺតយ៉ាវ ឡើងខ្ពស់ ប្រាប់អ្នក គ្រប់គ្រង អ្នកហើយ បោះ អ្នកចូលទៅក្នុង បានយ៉ាងល្អ នៃ ពន្លឺដែល **drowns** នៅក្នុងសតិ នៃពាក្យ ចេះទប់ចិត្ត និងការ ស្រែកឃ្លាន របស់អ្នកសម្រាប់ ចាក់ ពន្លឺ ។ នៅ ការគិតជាសាធារណៈ គឺជា ការ **embers smoldering** នៃរូបកាយ ម៉េញទឹក មួយដែល ចាប់ផ្តើមនិង លោតភ្លឺ តភ្ជាប់ នៅក្នុងចិត្តរបស់អ្នក ដុត ដោយមាន បំណងប្រាថ្នាសម្រាប់ អ្វីមួយ សមត្ថភាពបង្កើតកូន និង ប្រុស ឬ ស្រី គ្រុកគ្រអាល និង បន្ទាប់មក នេះ បុគ្គលិកលក្ខណៈ ពីរ ប្រមាថ ដែលមិន ទទួលបាន សូម្បីតែ ទៅម្ខាង មួយឬផ្សេងទៀត ។ ទាំងនេះ កំដៅ ពន្លឺ ពណ៌ប្រផេះ ងងឹតនិង មិនបានការ និងមាន កំដៅ របស់ខ្លួន ក្នុងការការពារ ភ្លៀង និងការ លេប , ការរីករាលដាល នៅទូទាំង ទ្វីប និងចន្លោះ មិនចេះចប់ ដែល លុកលុយ យើងហើយ បង្ហាញ យើងពី ការយល់ដឹង ដ៏ប្រណិត និង ផ្តល់ឱ្យយើងនូវ ការសប្បាយ ជាច្រើននិង ជំងឺធ្លាក់ទឹកចិត្ត ។ គឺមីរិយា ការចប់បាត់ ការសប្បាយ សុខស្រួល , ប៉ុន្តែមិន **crusty** ទេតែ បានបោះពុម្ពនៅក្នុង មុខ រឿងអាតល្ងង់ ។ ស្គាល់ រំភើប នៃអារម្មណ៍ និង ការ នោះ មានអារម្មណ៍ ដ៏អស្ចារ្យ ហើយបញ្ចាំង និងការ បន្ថយអាការៈ ក្រព្រាត់ អារម្មណ៍ថា ដោយ លើស ហួសហេតុ ដូចថា បញ្ជូន យើងទៅ វិមាត្រ មួយផ្សេងទៀត ការរីកចម្រើន មតិព័ត៌មាន នៅលើ ញៀន មិន ដកថយ មិន ធ្វើចលនា ឬការ ប៉ះទង្គិចគ្នា នៅក្នុងសក់ ឆ្អុតការបដិសេធ នេះ។ ពន្លឺ និង **groping** អារម្មណ៍ បទពិសោធន៍ ជាទីមនោរម្យ មានអារម្មណ៍ នៅក្នុងមុខ ដែល សន្យាថានឹង ផ្តល់ ទៅឱ្យ បំណងប្រាថ្នា , នាំ ឱ្យយើង ផ្សព្វផ្សាយ និងជឿ ថាមាន សម្រាប់វា ដែលយើងមាន ចិត្ត ដោយមិន ឥណទានដោយគ្មាន បំណុល , សភាពិ ជីវិត របស់ មនុស្ស អស្ចារ្យ ថ្នាំងងុយគេង ដែលត្រូវបាន **entangled** នៅប្រភព ស្លូត , **rave** បានចោទប្រកាន់ ចិញ្ចឹម មិនខ្លា និងការ កម្សាន្ត ។ ដែលនាំ យើងទៅរក បញ្ហាប្រឈម ថ្មីមួយក្នុង គំនិត ដូចគ្នានៅក្នុង ការប្រតិកម្ម ខុសគ្នា, ប្រតិកម្ម ទាំងនេះ ពេលខ្លះ មិនសមហេតុផល ដែលយើង ប្រឈមមុខ ជាមួយនឹងបំណងប្រាថ្នា ដ៏បរិសុទ្ធ ដើម្បីឱ្យមាន អាចត្រូវបាន ចុក ដោយ របស់នាង និងមិន បានធ្វើ បំណែក រលុង នៃ ដីឥដ្ឋ ដែលបាន មក ជាមួយគ្នា នៅពេលដែល កំដៅ ។

ការចងចាំ ទីពីររបស់ខ្ញុំគឺ ច្បាស់ណាស់ រូបថត ស្លៀកពាក់ ល្អិត ដែលជាកន្លែងដែល ខ្ញុំនៅក្នុង សម្លៀកបំពាក់ ដូចគ្នានេះដែរ ពី រូបភាពដំបូង នោះគឺ ឥឡូវនេះនៅក្នុង បន្ទប់ខ្ញុំ មួយ ខ្ញុំនៅក្នុង **Açoreira** លើ រថយន្ត ខ្ញុំចាំបាន ធ្លាក់ចុះ ចុះជណ្តើរ របស់ ដ៏ដូនរបស់ខ្ញុំ ដែលជា កន្លែងដែលមាន រីដេអូ មួយប្រើនៅ ច្រកចូលទៅ សត្វរុយ នេះ។ ខ្ញុំចាំ ដើម្បីហៅទូរស័ព្ទទៅ ដីរបស់ ដ៏ដូនរបស់ខ្ញុំ ដែលជា ដីរបស់ សត្វរុយ នេះគឺ លា ការ **agitation** ច្រើនឬ សេះ រត់ ជានិច្ច។ ឪពុករបស់ខ្ញុំ ដែលជាម្ចាស់ រថយន្ត ពណ៌ខៀវ ដែលត្រូវបានគេ ហៅ ជាលើកទីពីរ របស់ខ្ញុំ កើត

ជា Datsun មួយ។ "ចាស់" ត្រូវបានគេប្រើ ដើម្បីប្រាប់ រឿងរ៉ាវមួយដែល ជាប្រវត្តិសាស្ត្រ នេះបើយោងតាម ទៅគាត់ថា រវាង ដីដូននិង សត្វណា ដែលមិន គោរពតាម គាត់ ខ្ញុំ ជាស្រ្តី ចាស់ ខាំ ស្លឹកត្រចៀក របស់គាត់។ ថ្ងៃនេះបន្ទាប់ពី រឿង ដែលនឹង អាច អ្នកមិន បានធ្លាក់ចុះ ធ្មេញ ណាមួយ។ ខ្ញុំបានឃើញ សុដន់ របស់ យាយ របស់ខ្ញុំ ម្តង ហើយ គឺនៅក្នុង កញ្ចក់ នេះគឺ នៅក្រោមគ្រែ របស់ឪពុកម្តាយ របស់ខ្ញុំ នោះគឺ ជាអ្វីមួយ ប្លែង មួយដែល មាន រហូតដល់ កុមារភាព ដ៏អាក្រក់បំផុត នៃ សុបិនអាក្រក់ ល្អប្រសើរជាងមុន , សុបិនអាក្រក់ ខ្ញុំធ្លាប់មាន ដ៏អាក្រក់ ចុះ ចូលទៅ ក្នុង ស្រ្តីមួយ មួយនិង សក្តានុពល មួយ គិតនេះអាចជា រឿង ដ៏អាក្រក់បំផុត ដែលអ្នកអាច សុបិន របស់កុមារ និងការស្លាប់ នៅក្នុងការ បញ្ចប់ការ ស្លាប់ និងការ គ្រាន់តែជាការ មុនពេល ការស្លាប់ ឬ អមតៈ ដែលថា ពន្លឺ ដែលត្រូវបាន បែងចែករវាង ចលនា យោល សាកសព ជនបរទេសនិង មានភាពងាយស្រួល រវាងវិធី ពីរដើម្បី បំភ្លឺ តែមិនមែន ជាជីវិតជីវភាព ក្នុង ទុក្ខព្រួយនិង **dismay** នៃ **hypnosis** ជាប្រព័ន្ធ មួយដែល ចិញ្ចឹម និងការ អភិវឌ្ឍ ។ មនសិការ គឺ ខ្លាំង ណាស់ដែល ត្រូវបាន ពន្លត់ និង មានត្រូវ បានលុប ផង។ ឈើក្តោង មួយ ដែលខូចដល់ខ្លួន រក្សាល ចំណង ផ្សេងទៀតនៅក្នុង សំឡេងរំខាន នៃការបាក់ ដែល ក្លាហាន ថាការគាំទ្រ និងបង្កើន ភាពមិនប្រក្រតី ដែលបានមកពី ការពិតដែលថា យើងកំពុង គ្របដណ្តប់ នៅទូទាំង ផ្លូវ ខូចដល់ខ្លួនរក្សាល នេះ។ នៅទីនេះ អ្វីគ្រប់យ៉ាង បានយ៉ាងល្អ នៅ ស្រប ដោយគ្មាន អំណាច ឬ ជញ្ជីង ផ្ទេរ បានតែ នឹងមាន លេស សម្រាប់ ភាពមិនប្រក្រតី ដែលជា ផ្តល់នូវ ខ្មៅ ទ្រុឌ ហើយបញ្ជូន សេស អសកម្ម ប្រដៅនៃ ហេតុផល ស្របយក ដោយសារតែវា ទៅ បិទ ជួរនិង ផ្តាសាយដោយគ្មានការ សម្ងាត់ យ៉ាងហោចណាស់, ហាក់ដូចជា ពិភពនៃ អ្វីមួយ ដែលខូចដល់ខ្លួនរក្សាល ដែលរងទុក្ខ អស់អ្នកដែល គេច វាប្រសិនបើ អ្នកចង់បាន ឬ សប្បាយ **staggered dyed prejudiced** ដោយពណ៌ មួយ **oblique** សភាពិ , មិនចង់ បង្កើតឬ បណ្តោយខ្លួន តែ មួយ។ **imbued** ជាមួយនឹងស្មារតី នៃការគិត របស់ បំណែក នៃការពិត បែកបាក់ នេះ គឺជាអ្នកដែល ស្រមៃ ពិភពលោក មួយទៀត នៅក្នុងការ ការរំខាន ដែល រលាក យើងជា ពេលដែលយើង កោស ង៉ែក ឬគ្រាន់តែ ព្រិចភ្នែក ។ ចលនា នេះបាន ឃ្លាតឆ្ងាយ ចលនា ផ្សេងទៀត **glows** និង បាញ់ ឆ្ងាយ និង គំនិត ស្គាល់ ទៅ ជាការពិត ថាវល់ ឬ វល់ សាមញ្ញ។ ផ្លូវ គឺ ខូចដល់ខ្លួនរក្សាលហើយ ជំរុញឱ្យ ឆ្ងាយ វិញ្ញាណ ដោយមិន ឱ្យពួកគេដើម្បី បង្ហាញ និងហេតុអ្វីបាន ជាមិន មានការ ពិត ស្រប ពាក្យចោមអាមាម និងការ ដាច់អហង្គរ ថាជា **bogeyman** នេះហើយ គ្មាននរណាម្នាក់ នៅទីនេះ បរិភោគ បុគ្គល ចម្លែក និងឈ្មោះក្តី ងក្តាយ របស់ **preexisting** បើទោះបី ជាមាន ការពិត ។ ដូច្នោះ ទាំងអស់ នោះគឺជាការ មិនពិត មាន រឿង មិនចេះចប់ នោះទេតែ មាន អ្វី ភ័យខ្លាច , ខ្លាចថា **deports** ក្នុង ផ្នែក 5 វិមាត្រ **polígonas** និងជា លីនេអ៊ែរ ប៉ុន្តែមិន ទំនង ឬសូម្បីតែ ប្រធានបទដើម្បី លក្ខណៈ ណាមួយដែល លក្ខណៈ នេះគឺថា អន្តរកាល នេះនិង **apotheosis** អស្ចារ្យ បានគិត ។ គ្មាន ផ្កា ដុះ នៅក្នុង **filaments** នៃគំនិត អរូបី ហេតុអ្វីបានជា បាទ ដឹកនាំបន្ត កើត នៃតួអក្សរ ដែលមិនធ្លាប់ ឃើញ តុបតែង ចលនា ក្លែងក្លាយ និង ងាយស្រួល សម្រាប់ពេលបច្ចុប្បន្ន នេះប៉ុន្តែ អ្វីគ្រប់យ៉ាងដែល បានធ្វើការ យល់ដឹង និងការ គណនា តិចតួច។ គ្មាន ការគណនា គឺ មិនអាចទា យទុកជាមុនបាន ពិតប្រាកដហើយ ថាមាន ដោយឯកឯង ពិតប្រាកដ នោះគឺ មិនទំនងទេដើម្បី គិតពី អ្វីនោះទេ។ កិននិង កិន ក្បាល នៃ **yore** នេះ និងមាន **desvanecestes** នៅក្នុងស្លឹក ពណ៌លឿង និងការ បរិភោគដោយ **bibliófagos** ថា ការ តស៊ូ គ្មាន បំភិតបំភ័យ ការចងចាំ លែងប្រើហើយនិង បានធ្វើឱ្យ ក្លែងក្លាយ និងដើម្បី វិធានការ របស់ខ្លួន។ បានហ៊ុំព័ទ្ធដោយ វាស់ បរិធាន ពួកគេ ស្វាគមន៍ **rotulantes Abyssinians** និង សើច ផ្លូវ របស់ **Abyssinian** នេះ។ ជម្រុញ ដល់អ្នក ដែល រស់នៅក្នុង ពន្លឺនៃ ពេលកន្លងមក នោះ អ្នកដែល ស្តាប់ពី ខាងនាយ ឈ្លានពាន សាកសព សេឡេស្ទាល ដ៏សំខាន់ នៅក្នុងការពិត កើតឡើង

ង ជាបន្ទាន់ នោះ។ប៉ុន្តែទាំងអស់ នេះគឺជា បច្ចេកទេស តិចប្រច្រើន ខ្លាំង នោះទេប៉ុន្តែ មាន វិទ្យុសកម្ម ថាមពល ដែលមិន ឆបគ្នា ជាមួយនឹងអតីតកាល សូម្បីតែ ពេល មុន។ការចងចាំ ដោយហេតុនេះ បញ្ចេញ កាំរស្មី ដែលបង្កគ្រោះថ្នាក់ ប៉ុន្តែមិនបាន គ្របបាំងនាង ណាមួយ បានគិតថា ប្រសិនបើអ្នកចង់ ពន្លឺឡើង នៅពេល ណាមួយ សន្ទុះ ឬ ពេលបច្ចុប្បន្ន ។ចំពោះ អតីតកាល ពាក់ព័ន្ធនឹង បច្ចុប្បន្ននេះ ខណៈពេលនេះ សន្ទុះ ទីពីរ ឬ ប្រភាគ ប៉ុន្តែមិន ឥទ្ធិពល ដូច្នោះ គឺតែងតែមាន ពេលវេលាដែល ពន្លឺ ដ៏មានឥទ្ធិពល គឺ ស្ទឹងសុទ្ធសាធ របស់ **ecstasy** ដែល កាត់ ដូចខ្យល់ នៅក្នុងមុខ អ្វីមួយ រហូតដល់ពេល នោះមក ដកហូត ចេតនានិយមនា នៅជុំវិញ សេចក្តីរីករាយ ក្នុងការធ្វើ ឬត្រូវ នោះទេព្រោះ អ្វីដែល មាន និងគណនី នៃខ្លួន របស់យើងគឺ ចុចកណ្តុរ ដែល ដោយគ្រាន់តែ សម្លឹងឆ្ពោះទៅមុខ ពន្លឺនៃ អតីតកាល, ច្រើនឬតិច ខ្លាំង ពន្លឺ ញើស មួយជីវិត ពីអតីតកាល របស់លោក ទេប៉ុន្តែមិនមាន គោលការណ៍ ណែនាំ នៃ ចលនា បង្កឱ្យមាន ដឹកនាំបន្ត ដែលនៅសេសសល់ ដោយគ្មាន របាំង ដែលជា លើកទីពីរ រស់នៅក្នុង ពេល ដែលមិន ដូចនោះ គ្រាន់តែ វា នៅជុំវិញ ពន្លឺ នៃអតីតកាល ហើយគោងជាប់ អ្វីសោះ នោះ។ផងដែរ ថាជា មានន័យដូចនឹង ការចម្លងធាតុ វិទ្យុសកម្ម អរគុណ ទេ! ដូច្នោះ គ្មានអ្វី ខ្លាំងជាង ពន្លឺ នៅពេលនោះ , ហើយ មាន ដង ទាំងអស់ អស់ពីកម្លាំង របស់គាត់ប៉ុន្តែ គ្មាននរណាម្នាក់ គឺល្អប្រសើរជាង អ្នកណាម្នាក់ នោះទេវា គឺជាបញ្ហា នៃការតស៊ូ មួយ ហើយមិន ចូលមករក ខ្ញុំជាមួយនឹង ពន្លឺភ្លើង ខាងក្នុង ទាំងនេះ ដោយសារតែការ មួយគ្នា មាន, ឡើយហាត់ នៃឆន្ទៈ និងការ ស្រមើលស្រមៃ និងការអភិវឌ្ឍ ថាមពល បរិសុទ្ធ និងការបង្កើត ពណ៌ វេទមន្ត ឆ្លុះបញ្ចាំងនៅក្នុង ព្រះអាទិត្យ ពណ៌លឿង។ជាការពិត មិនមាន ពន្លឺ ច្រើន , មាន តែមួយគត់ដែល នៅតែមាន អត្ថិភាព នៅសល់ នៃ ការផ្ទុះ និងវិធី ដែលមានតុល្យភាព ក្នុងការ បដិសេធ ដែល អ្នកមិនអាច មើលឃើញ។ដូច្នោះវា គឺជាការមិន ពិតប្រាកដ គឺជាលទ្ធផលនៃ អ្វីដែល ជួយឱ្យយើង បង្កើនការយល់ដឹង នេះ។ក៏ប៉ុន្តែ កាំរស្មី អ្វីដែល មនសិការ ជាអ្វី? អ្វីដែលជាការ ពិតជា ដឹងឬ សន្លប់ ? នេះគឺជា ឧបសគ្គ ដែលមិន ជាប្រយោជន៍ សម្រាប់ ជាច្រើននៃ ការយល់ ធ្វើនិង ដើម្បីយល់ពី យើង ទាំងអស់គ្នា បានបើក សម្រាប់ពេលបច្ចុប្បន្ន នេះ។នេះ ដើម្បីដាក់ របាំង ោន ហើយនិយាយថា បច្ចុប្បន្ន មាន ដែលមើលទៅពិបាក នៅពេលដែល ការពិត ជាមាន ឧបសគ្គ ក្នុងការ ពិត ទេ! ? ដូច្នោះ អ្វីគ្រប់យ៉ាងគឺ ស្រមើលស្រមៃ ទាំងអស់ រស់នៅក្នុង ស្រ្តី ដូចគ្នា នៃរូបភាពបំភាន់ , អាសនៈនៃ វិញ្ញាណ ផ្សេងទៀតដែលមិន ប៉ះពាល់ដល់ សេចក្តីពិត ដោយសារតែ មានការ ឬ ពិតជា មិនមាន ឧបសគ្គរវាង បំណងប្រាថ្នានៃ សន្លប់ នេះ តែងតែ មានវត្តមាននៅក្នុង ដឹង ហើយថា យើង រក្សា ខ្លួនយើង ទៅ, ទេទេ តែប៉ុណ្ណោះ បាទ មាន សត្វ សេឡេស្តាល ស្រមើលស្រមៃ ដែល រស់នៅ ដូចដែលវា និយាយថានៅក្នុង ពន្លឺនៃ អតីតកាល ដោយ សំឡេងភាគច្រើន មួយដែល បានសម្រេចចិត្តថា វាមាន ទៅមាន ទម្ងន់ឬ វិធានការ ប៉ុន្តែបន្ទាប់មក ជាថ្មីម្តងទៀត ដែលជា ពួកគេបាន ទៅ រំខាន ។វាត្រូវបានគេ សង្កេតឃើញ ហើយ គឺត្រូវ សម្លឹងមើល ទៅក្នុង លក្ខណៈមិនច្បាស់ រហូតដល់វា គ្រាន់តែជា ធម្មជាតិដែល មានពន្លឺ ច្បាស់ណាស់ នេះថា វាឆាប់ យើង អនុលោម ។អនុលោម ភាពមិនអនុគ្រោះ ជម្លោះ បម្រើ បណ្តោយខ្លួន គ្រាន់តែ ជាការ **Accumulator** ឥរិយាបថ និងបញ្ហា ដឹង ប៉ុន្តែមិន ជ្រៅ ដូច្នោះ ពួកគេគឺជា ធម្មជាតិ។រវាង ធម្មជាតិនិង អស្ចារ្យ ជាមាន ផលប៉ះពាល់ តិចតួច នៅទីនោះ ជាងធម្មតា ម៉ាសមកដល់ជុំវិញ យើងហើយ ធ្វើឱ្យយើង មានអារម្មណ៍ថា នៅភាពងាយស្រួល និងការ ស្ងាត់ , អ្វីគ្រប់យ៉ាង គឺជាធម្មជាតិ : ខ្យល់ សេចក្តីអំណរ ដែលនៅជុំវិញ យើង គោះ និងការ រត់ និងការ ប៉ះ ជាពិសេស ការប៉ះ ទន់ភ្លន់ ដើម្បីអស់អ្នកដែល ចង់ **puffs** នៃ ពន្លឺ ។គ្រប់គ្រង ថាមពល នៅក្នុងស្នូល ដែលជា ប្រភព ដ៏ខ្លាំងក្លា នៅក្នុងការ ផ្លាស់ប្តូរ ពួកយើង បានសាយភាយ , ការផ្លាស់ប្តូរ ផ្លូវចិត្ត, បន្ទាប់មក សូមឱ្យ យើងពិចារណា ប៉ះពាល់ ដោយអំណាច នុយក្លេអ៊ែរ នេះ។នេះពន្លឺ រស់រវើក ដុះនៅក្នុង ត្រូវបាន រំពឹងថានឹងមាន នៅក្នុងការពិត ដែលថា មិនបាន ទទួលរង ទេប៉ុន្តែជា ក្លោក ដែល **infiltrates** លើកទឹកចិត្ត និងការ រឹបអូសយក ដែលនាំ ឱ្យយើង ធ្វើសកម្មភាព ដើម្បីធ្វើសកម្មភាព ឬមិន ធ្វើសកម្មភាព , លើកទី

កចិត្ត , ការផ្ទុះ ថាមវន្ត និងច្បាស់លាស់ នេះ។ដូច្នោះ យើងដើម្បី ទាញយកគុណប្រយោជន៍ នៃ និទស្សន្ត អតិបរមានៅក្នុង កម្លាំង របស់គាត់ ជាភ្នាក់ងារ ដ៏សាមញ្ញដែល កែ , សរសរគ្រឹះ គ្មាន មិនអាចទៅរួចទេដើម្បី unbalance វាគឺជា អំណាចនៃ ការផ្លាស់ប្តូរ នេះ។ហើយគ្មានអ្វីខ្លាំងជាង ត្រូវបាន ផ្លាស់ប្តូរ , ការផ្លាស់ប្តូរ នេះនៅក្នុង អ្វីដែល elevates និងការពារ យើងពី ការចម្លងអាគ ។ខ្ញុំចាំថាខ្ញុំ យំ និងមិនចង់ ចូលទៅ មុន សាលា នៅថ្ងៃដំបូង ប៉ុន្តែជាពិសេស បន្ទាប់ពីការ រីករាយ មិត្តភាព , ការ លេងជាមួយ មិត្តភក្តិ របស់ខ្ញុំ។ជាការ ធម្មតានៅក្នុងក្មេង មានជំងឺ ដែលបណ្តាល ឱ្យកើតជំងឺគ្រុន ខ្ពស់ សុបិន្តអាក្រក់ ធ្លាប់ខ្លួន មួយដែល ត្រូវបានគេ ភ្ជាប់ទៅនឹង ខ្សែសង្វាក់ មួយនិងការ ចុះទៅ ក្នុង cauldron ដុត ប៉ុន្តែ ជាមួយនឹងគំនិត rave ដែលខ្ញុំ ត្រូវបានគេនឹង ទៅមាននរក នោះទេប៉ុន្តែ ភ្លាមនោះ ភ្ញាក់ឡើង និងត្រូវបានរក្សាទុកនៅក្នុង ការរាប់ ចុងក្រោយ នេះដែល បណ្តាល នេះ។ខ្ញុំដឹងថា ចាប់តាំងពីខ្ញុំ ក៏ រៀន ដើម្បីសម្លាប់ ក្តៅ ពីជំងឺផ្កាសាយ នេះបើយោងតាមបងប្រុស របស់ខ្ញុំដែល បានដាក់ ដៃ នៅលើ ម៉ាស៊ីនកំដៅ នេះបើយោងតាម លោកក្នុង ផ្នែកដែល ត្រជាក់បំផុត ហើយលោកបាន នៅក្នុងផ្នែក លទ្ធផល ក្តៅបំផុត : គ្រាន់តែ ដុត ដៃ ស្តាំ ដែល រឿកខ្ញុំពី 666 ឬសញ្ញា នៃ សត្វនេះ ចេញពីការ ចង់ដឹងចង់ឃើញ ទូរស័ព្ទ ចុងក្រោយរបស់ខ្ញុំ បានបញ្ចប់នៅ 666. - អ្វីមួយ នឹងបញ្ចប់ ពួកយើង ប្រសិនបើយើង ចង់បន្ត ទេប៉ុន្តែ ហេតុអ្វីបានជា បញ្ចប់ការ ប្រសិនបើវាគឺ ជាសកម្មភាព មួយដែល លាត និង បង្កើត អារម្មណ៍ , អារម្មណ៍ និង ការ stimuli ពេលដែល មាននរណាម្នាក់ ឆ្លើយតប និង ប្រតិកម្ម ក្នុងសកម្មភាព របស់ខ្ញុំមិត្តភក្តិរបស់ , ការអត់ធ្មត់និង ការស្នើសុំការណ៍សម្ងាត់ ដើម្បីយល់ពី ការត្រូវបាន ផ្សេងទៀត ប្រឈមមុខ ។ហេតុអ្វីបាន ចាកចេញពី ថាមពល អវិជ្ជមាន ធ្វើឱ្យ យើង, ដូចជាប្រសិនបើ យើងមាន កុមារ គ្មានចម្លើយ ភាពក្លាហាន ជាទីស្រឡាញ់ របស់ខ្ញុំ, ពាក្យនោះគឺជា ការបញ្ជា ដែល ត្រូវបាន វិនិច្ឆ័យ និងអ្នកដែល នឹងក្លាយជា ចៅក្រម នៃហេតុផល ដែលអាច ត្រូវបាន ធម្មតា មិនធម្មតា នរណាម្នាក់ នោះទេ! យើងទាំងអស់គ្នា មានជំនឿ ហើយខ្ញុំមាន fezada ផ្តល់ឱ្យ ថាករណី នៃការព្រួយបារម្ភ នៃឆន្ទៈ និង ទ្រង់សព្វញ្ញព្វាណ និងបំណងប្រាថ្នានេះ, ប៉ុន្តែជា ពិណ ដែល ក៏បានលើកឡើង និង eludes មួយដែល បញ្ជូន សំឡេង មច្ចុន ជាមួយនឹង អក្ខរ hallucinatory ។គ្មានអ្វីច្រើន ជាងការ បន្ទុះបន្ថយ ឬ ស្តាប់ ពីរដង ជាច្រើនដូចជា យើងនិយាយ និង ភាពស្ងៀមស្ងាត់ គឺជាសកម្មភាព និងមិនមាន រឿងអាគាតល្ងង់ ឬ មិនរៀបរយ ពីរបី ទប់ទល់នឹង ភាពស្ងៀមស្ងាត់ ហើយមាន ដើម្បី ព្យាយាម។សូម្បីតែ អាចមាន សុគតស្នាញ ប៉ុន្តែការ ឆ្លើយសំណួរ ប្រធានបទ និងកម្មវត្ថុ ជាច្រើន, ការ ស្ងៀមស្ងាត់ គឺ ជាដៃគូ ស្ងៀម ប៉ុន្តែអាច ដំណើរការបាន ដូចជា អាវុធ ដ៏ល្អឥតខ្ចោះ ពីសំណាក់ , បំណងប្រាថ្នា នៃការ លើកទឹកចិត្តនិង ស្រែកទឹក , អ្នកដែលមិនអាច គ្រប់គ្រងបាន។បន្ថយ ចុះហើយ ស្តាប់ ស្តាប់ ភាពស្ងៀមស្ងាត់ នៅក្នុងអ្នក នោះទេ។

ខ្ញុំធ្លាប់ បានចាប់ បក្សីមួយ បានចង គាត់ លូស មួយ ទៅជាតិដែក ក្រុមប្រឹក្សាភិបាល ជាតិដែក នឹងផ្តល់ ស្បៀងអាហារទឹក ... ហើយ គាត់ បានស្តាប់ នៅថ្ងៃនោះ ប្រដាប់ក្មេងលេង ការអស់នៅ របស់ខ្ញុំ។ការលេង លើកដំបូងរបស់ខ្ញុំ ដើម្បីចាប់ លទ្ធផល អាក្រក់ ការលេងហ្គេម ឱ្យមាន ប្តូរប្រុស នៅពីក្រោយខ្ញុំ បណ្តាលឱ្យ ខ្ញុំទៅ precipitate មួយ " ជ្រុង " ដែលជាកន្លែងដែល ប្រេះ ក្បាលរបស់គាត់ ទេរហូតដល់ ជាលិកា ពណ៌ស នេះគឺ អំពីការ។ខ្ញុំបានដើរ ប្រហែល 4 គីឡូ ឡើងទៅ លើភ្នំ និងជក់បារី រដ្ឋ Kentucky បាន ទៅ \$ 12,50 កិច្ចប្រជុំ ទាំងនេះ មិត្តភក្តិរបស់ខ្ញុំ បានញុំា ចង្រៀង , CUPS, ដែលបានបង្ហាញខ្លួន , សៀក នេះបាន

កន្លងផុតទៅ ថ្មីនេះ នៅក្នុងភូមិ។ ឆ្នាំដំបូង របស់ខ្ញុំ **exhibitionism** ប្រណាំងកង់ គឺមាន បងប្អូន របស់ខ្ញុំ ទាំងពីរនាក់ នេះបាន បរាជ័យក្នុងការ ចំណាយ ឥដ្ឋ មួយចំនួននិង គ្រាន់តែ យកដោយ មន្ទីរពេទ្យ ដែលគាំទ្រ គាត់។ ស្ទើរតែនៅ ពេលដូចគ្នា បានយក **ferradela** មួយ ឆ្កេញ មានផ្ទៃពោះ ហើយបន្ទាប់មក លួច ថ្មម៉ាប ដែល ធ្វើឱ្យខ្ញុំ ជាប់ពាក់ព័ន្ធនឹង ប្អូនប្រុស របស់ខ្ញុំ ខ្ញុំ **ladrãozito** សងសឹក ដែល ក្រោយមក នឹងក្លាយជា មិត្តរបស់ខ្ញុំ ហើយខ្ញុំ មាន ប្អូនប្រុស **craziest** នេះ នៅលើផែនដី ។ មិត្តភក្តិ នេះមិន ត្រូវបានគេ អញ្ជើញឱ្យទៅ ថ្ងៃខួបកំណើត របស់ខ្ញុំ ទេប៉ុន្តែ បានធ្វើឱ្យ ប្រាកដថាដើម្បី ផ្តល់ជូន ឱ្យខ្ញុំ **Lego** លើកដំបូងរបស់ ខ្ញុំ និង តែមួយគត់ នៅក្នុងជីវិត។ ថ្ងៃមុនពេល ការរួម លើកទី **1** បានទៅជាមួយ មិត្តភក្តិ ទៅកណ្តាល សហគមន៍ ក្នុងស្រុកនិង លួច បន្ទះស្តើង បាប។ គ្រាន់តែជា ការចាប់ផ្តើម នេះ។ បន្ទាប់មកខ្ញុំ បានចាប់ផ្តើម ដើម្បីលេង សន្លឹកអាត់ លាក់ ហើយនោះជា របៀបដែលខ្ញុំបាន លាក់ទុក ជាមិត្ត ដ៏ ល្អបំផុត របស់មួយខ្ញុំ ចាកចេញពី គាត់ តែម្នាក់ឯង នៅក្នុងផ្ទះ នៅពេលក្រោយ បានរៀនថា លោកមានការ ភ័យខ្លាច និងការ អំពាវនាវឱ្យ ពួកយើង នៅទីនោះ យើងបើក ទ្វារ។ មិត្តភក្តិ លេងជាមួយ កង់ រថយន្ត ថ្មម៉ាប និងការ ចូលចិត្ត ការផ្សេងៗទៀត . . . ថ្ងៃ ឡើង នឹងកើតឡើង មួយថ្ងៃ ច្រៀង **janeiras** លើ ស្តេចនិង ទទួលបាន ប្រាក់មួយចំនួន ដោយចំណាយ វាបន្ទាប់មក គ្រាន់តែ ចាំបាន ផ្តល់ជូននូវ សាច់ក្រក និងការជក់បារី ផ្សេងទៀតយើង ធ្ងល់ថា នៅក្នុងថ្នាក់ ទី **3** និង បើទោះបីជា គ្រូបង្រៀន ត្រូវបានជំនួស , សួនកុមារ សាលា នេះគឺនៅក្នុង ការប្រព្រឹត្ត ដោយមា ន ភ្នំ ខ្សាច់និង រន្ធ , ប៉ុន្តែខ្ញុំ **ventured** នៅពេលដែលខ្ញុំ បានចូលមកដល់ បន្ទប់ហើយ ជាលើកដំបូង សម្រាប់ការ ក្លាហាន បែបនេះ នឹង « នាំ **reguada** មួយ " និង ហ៊ានខ្ញុំបានយក ដៃ មុនពេលដែល គ្រូ វាយខ្ញុំ ជាលើកទីពីរ នៅចំពោះមុខ និស្សិតនិង ភូត លើ កំបែងទោស។ នៅឆ្នាំ ទី **4** លក់បាន ប្រមូល ឪពុក មិត្តរួមការងារ របស់ខ្ញុំ គ្រូបង្ហាត់ ដែលជា ថ្នាំគ្រាប់ ទាំងនេះដែល ចេញមក នៅថ្ងៃនេះ ក្នុង ឯកសារ នេះ។ ខ្ញុំចាំថា អ្នកជំនួយការ ដើម្បីដាក់ ជាលើកដំបូង ដែលជាកន្លែងដែល ម្តាយរបស់ខ្ញុំ បាននាំខ្ញុំ និងឪពុក របស់ខ្ញុំ និងបងប្រុស របស់ខ្ញុំនិង ខ្ញុំបានឃើញ អ្នកជំនួយការដើម្បី ប៉ះ ពួកគេនៅក្នុង ប្រដាប់ភេទ នេះទៅ ខ្ញុំថាគាត់ មិនហ៊ាន និងបានបោះ ស្តាប់ របស់នាង ជាលើកដំបូង ដែល ក្នុង **disgust** ជីវិតខ្ញុំជា កើត បូក បងប្អូនដ៏ដូនមួយ និង ប្អូនប្រុស របស់ខ្ញុំ ខ្ញុំនិង គាត់ទទួលបាន ជាលើកដំបូងមួយ **Ip Floyd** ជា ពណ៌ផ្កាលឿង - ជញ្ជាំង **primaço** ត្រជាក់។ ចូរចងចាំថា ការ រួម លើកទី **1** ដល់ខែឧសភា ឆ្នាំ **1986** នៅក្នុងសាលាចាក្រក នៃ ផេះ ដាវ ខ្សែ នេះ ជា ការដើរ យ៉ាងខ្លាំង ជាមួយនឹងស្បែកជើង តឹង រួចទៅហើយ។ វាជាពេលវេលា ដើម្បីចាកចេញពី ការ ក្រុង **Estarreja** បានចាកចេញពី មិត្តភក្តិ ហើយនិងស្តាល់គេ ត្រឡប់មកវិញ, ទទួលបាន ដើម្បីលាក់ ការចាកចេញ របស់ខ្ញុំទាំងអស់ ជាមួយនឹង ទទួលបានអត្ថប្រយោជន៍ នៃការចាកចេញពី គ្រាន់តែ មុនពេលដែល ឆ្នាំទី **4** ឆ្នាំសិក្សា ត្រូវបាន ទូទាត់ ដោយ លិខិត ជាបន្តបន្ទាប់ ពី គ្រូ ដែលបង្ហាញ ការកោតសរសើរ ដោយការ ស្ងៀមស្ងាត់ របស់ខ្ញុំ។ នៅពេលដែលខ្ញុំ ទទួលបានទៅ ស្រុក **Estarreja** ខ្ញុំបាន ផ្លាស់ប្តូរទៅ **Pardilhó** , ខ្ញុំបាន ពីរបី ខែ បានចាប់ផ្តើម នៅទីនេះ ខ្ញុំនៅ ថ្ងៃ ទៅមួយថ្ងៃ ខ្ញុំដឹងថា នៅពេលដែល អ្វីដែលយើង ឥឡូវនេះ ហៅ **bulling** ខ្ញុំជា ជនរងគ្រោះ និងជា ខ្លាច នោះ ខ្លាច សូម្បីតែនៅពេល ដែលធ្វើដំណើរ ពីផ្ទះ ទៅរថយន្តក្រុង របស់សាលា មាន មនុស្សម្នាក់ ដែល មានការសប្បាយចិត្ត ទៅជា " សើម ស៊ុប ! » នេះជា ការងារ ទី **1** ដែល ខ្ញុំចាំ បាន លាងរថយន្ត ទៅឪពុក របស់ខ្ញុំហើយ ហុច វិ កំយប់ត្រ រួចទៅហើយ ម៉ាស៊ីនអង្កុលលីលេខ ហើយគាត់ បានបង់ប្រាក់ ខ្ញុំខ្ញុំបាន ឈានចូលដល់ឆ្នាំ ទី **5** ដែលមានសិទ្ធិ ពិសេស ពោលគឺ ការលើ

ករណី ការទទួលខុសត្រូវ មួយដែល បានចុះហត្ថលេខាដោយ ឪពុកម្តាយ ឬអាណាព្យាបាល របស់ខ្ញុំ ចូលទៅក្នុង មួយឆ្នាំ ទី 5 នៅសាលា គ
 + + របស់ Brodick ទេព្រោះ មិនទាន់ មាន អាយុ អប្បបរមា។ ឈានដល់ មានតែ ក្រដាស បង្គន់ រមៀល និង
 fumava- ឈានដល់ការ ចង់បាន ពិភពលោកដើម្បី បញ្ឈប់ នៅក្នុងពេលវេលា សម្រាប់ខ្ញុំក្នុងការ ទាញយកប្រយោជន៍ពី ប្លន់ ធនាគារមួយ
 ល ... ប៉ុន្តែ មួយឆ្នាំ ខ្ញុំទទួលបាន សញ្ញាបត្រ លើកដំបូងរបស់ខ្ញុំ នេះ ដែលក្នុងនោះ បានលើកឡើងថា សិស្សនិស្សិត បានចូលរួមនៅក្នុង ប្រទេ
 ស លីឈើឆ្កាងសាលា 1988/89 ទទួលបាន នៅ 15^olugar គ្មានអ្វី អាក្រក់សម្រាប់ នរណាម្នាក់ដែល មិនត្រូវបាន កើនឡើ
 ង នៅឡើយទេដូច្នោះ ក៏ មានអារម្មណ៍ រីក រំលង បណ្តាញ និងការ ចូលទៅ ទិញ បារី ។ គាត់បានដើរ ដោយគ្មាន ប្រឡាក់ កង់ និងបានចំណាយ
 តែមួយគត់នៃ ស្បែកជើងប៉ាតា នៅក្នុងការ ជក់បារី ដើម របស់ខ្ញុំ យ៉ាងខ្លាំង ខ្ញុំបាន ជំពាក់ មួយ ឯ យក្ស ជិតខាង tavern ដ៏ល្អបំផុត
 នៅដើម Estarreja ចូលចិត្ត អាហារប្លូហ្វេ និងមិន បរិភោគ នៅ នួញ្យុំ ុំបារម ។ ខ្ញុំចាំថា ពិធី បុណ្យសព គឺជា លើកទី 1 ដែលខ្ញុំ
 បានចូលរួម អាណិត parakeet របស់ខ្ញុំ នេះ បាន ត្រូវបាន កាត់បន្ថយ ស្លាប់ ... គាត់ បានទៅ លេង នៅក្នុង yard និង
 បានកើនឡើង loquat មួយ នៅពេលដែលខ្ញុំ បានកើនឡើងដល់ ដី បំបែក budgies នេះ! ខាងក្រោមនេះជា ការចាប់ផ្តើម ភា
 គបន្ត របស់ខ្ញុំ ខ្ញុំបានធ្លាក់ចុះ ដេកលក់ សូម្បីតែការយំសោកចំពោះ បាន បាត់បង់ សត្វ នោះខ្ញុំ បានបញ្ចប់ ការចូលរួមក្នុង ប្រជាជនទាំងនេះ មួយ
 ហើយមាន បានធ្វើ ការបញ្ចុះសព របស់គាត់។ ទាំងអស់ បានយ៉ាងល្អ មិនមែនជា គ្នា នៅថ្ងៃបន្ទាប់ ចូលទៅ ស្វែងរក វាបាន ! លទ្ធផលនៃ រឿងនេះ
 បញ្ចប់ជាមួយនឹង សត្វផ្តែ ដែល បានស្នើសុំ សម្រាប់ បច្ចុប្បន្ន បុណ្យល្ងាចអែល ទេតែ ត្រូវបានគេ រកឃើញ រង្វងចេញ នៅលើទ្វារ ផ្ទះ របស់យើង
 យើងស្វាគមន៍ នេះ " teko " និង បញ្ចប់ឡើង ត្រូវបានគេ ណែនាំ ដើម្បីវាយប្រហារ គ្នា គោលដៅ គឺគ្រាន់តែ teko របស់ខ្ញុំសម្រា
 ប់ ការសម្លាប់ គ្នាខ្ញុំក៏បាន បុក ជាមួយនឹង ដុំថ្មមួយ នៅលើកំពូល នៃ ស្រាលជាងមុន ចេញពីការ ចង់ដឹងចង់ឃើញ ហើយវា បានផ្ទុះ ។

នៅក្នុងថ្ងៃដំបូង នៃការងារ របស់ខ្ញុំ , amused ខ្ញុំក្នុង កម្មវត្ថុនៃ ដែលជាកន្លែងដែល លោកបាន ធ្វើការ ស្តី

បន្ទោស ថា ... គាត់ថែមទាំងបាន នាំយក ទៅបន្ទប់ទឹក កាសែត អាត់និង ជក់ បារី មួយឬពីរ ទោះជាយ៉ាងណា នៅពេលនោះ មិនត្រូវបាន ចា
 ប់បាន ដោយ បងប្រុសរបស់ខ្ញុំ និង ខ្ញុំបានបងស្រី បានមកដល់ ជាមួយនឹង ការភ័យខ្លាច ក្នុងការ បោះ កញ្ចប់ព័ត៌មានដែលបាន ចេញពី បង្អួច នៅ
 ក្នុងរថយន្ត នេះ។ ខ្ញុំមាន បទពិសោធ ជាមួយនឹង ស្រមោល ចចក មួយ : ត្រូវបានបាត់បង់ ទេប៉ុន្តែ បានរកឃើញ។ ការពារ ប៉ុន្តែបានតែ ដោយ ជម្រើ
 ស ។ ការផ្តល់អាហារដល់ សំណល់រឹង គឺថា dexterity របស់អ្នក និងទឹក សំខាន់ៗនេះជា ភាពបរិសុទ្ធ " ស្រមោល " ស្រទាប់
 សម្រាប់ ការផ្សងព្រេង និងការ ផ្ទាល់ខ្លួន មាន ការចុះចត មួយ Caricuaos ។ ក្នុងនាមជា ចចក ត្រូវបានការពារ នោះទេតែដោយ អា
 កប្បកិរិយា តែម្នាក់ឯង, immersed នៅក្នុង ភាពឯកោ ច្បាស់ ។ នាពេលបច្ចុប្បន្ននេះ ដូចដែលខ្ញុំបាន សរសេរ ចចក
 Caricuaos ខ្ញុំបាន ប្រឈមមុខនឹង ពិភពលោករបស់អ្នក និងបកប្រែ វា។ មិត្តភក្តិ ឯករាជ្យ មិនរស់នៅ ដោយគ្មាន ធម្មជាតិ ព្រៃ របស់ពួ
 កគេប៉ុន្តែ មួយជីវិត សប្បុរសធម៌ ដូចខាងក្រោម ពិតប្រាកដ អំប្រើយ៉ូង នៅក្នុង Caricuaos ដែលជាកន្លែងដែល ខ្ញុំបានបញ្ចប់ មាន ឈាម
 វ័យក្មេង ស្មោះត្រង់ , ភាពស្មោះត្រង់ ជាពិសេស លក្ខណៈ មិនខ្លាច , ដ៏ភាពសាហាវ នៅក្នុងសារៈសំខាន់ នោះទេតែ ដោយយុត្តិធម៌និង ការគោ

រព របស់មិត្ត របស់អ្នកដៃគូ និង មិត្តភក្តិ ។ ដូច្នេះ ដៃគូ ធ្វើដំណើរ ដ៏ស្មោះត្រង់និង ឈឺ តែងតែ បកប្រែ ដោយសារនិង ស្លៀមស្លាត់ ។ ខ្ញុំរស់ គួរ ចម្ងាយ បានគ្រប់គ្រាន់ ដើម្បីបំពេញតាម ស្រមោលនៃ **Caricua** " តាមដងផ្លូវ " និង ក្រុមហ៊ុន។ ប៉ុន្តែខ្ញុំ បានឃើញ ចចក ក្លាហាន ហើយគាត់ បានបង្កើតឡើង តំណភ្ជាប់ មិត្តភក្តិ ទុក ក និង តាមច្បាប់ ចំពោះសេរីភាព របស់ពួកគេ។ ប្រសិនបើមាន គឺជា រឿងមួយ ចចក បាន គឺ សេរីភាព គឺ តែម្នាក់ឯង , តែម្នាក់ឯង ! និង ដោយឥតគិតថ្លៃ ! ស្រមោល ចចក **extrahuman** របាំងមុខយ៉ាងក្រាស់ ថាមពលក្នុង វិធីរបស់ពួកគេ នៃការ ។ ជាមួយ **bark** របស់គាត់ បានដាក់នៅលើ ឯករាជ្យភាព ព្រៃ របស់ពួកគេនៃ ប្រែនៃ នៃធម្មជាតិ។ សម្រេចចិត្ត ក្នុងការ រចែករំលែក ខាងវិញ្ញាណ របស់ពួកគេ តែម្នាក់ឯង **cod**, ណូអែល ជាមួយនឹង ចចក ឬ ជា ស្រមោល ចចក **Caricua** ខណៈ ពេល គ្នាបំបែក មិនគិតថ្លៃ ម្ហូប មួយនៅក្នុង សម្លេងជាឯកច្ឆន្ទ ភាគរាពា ក៏បាន ចែករំលែក អាសន្នៈ របស់ពួកគេ។ យើងមាន តែម្នាក់ឯង ដោយមានជម្រើស? ជាការពិតណាស់ ! យើងមានសេរីភាព ទៅជា រូបរាង នៅក្នុងធម្មជាតិ គិត។ គឺជា អំណោយទាន មួយដើម្បី ឱ្យខ្ញុំ បុណ្យណូអែល នេះ, ចចក **Caricua** ទេប៉ុន្តែលោក ព្រៃ សម្រាប់បរិស្ថាន ប្រែនៃ ខាងក្នុង ត្រូវបាន ទាញដោយ ក្រមួសូម របស់ពួកគេទៅ អាមេណូរ របស់រដ្ឋ ដោយឥតគិតថ្លៃ នៃភាពបរិសុទ្ធ នៃធម្មជាតិ ផ្ទាល់ខ្លួន របស់គាត់។ ប្រស្នា ជាផ្លូវនៃជីវិត នោះទេប៉ុន្តែ ដោយសារ សេចក្តីប៉ងប្រាថ្នា សម្រាប់ជីវិត និងរីករាយជាមួយ ឯកោ ទេប៉ុន្តែ ដោយឥតគិតថ្លៃ ដៃ របស់អ្នកទៅ ដាក់កម្រិត ឬ ការដាក់ ណាមួយឡើយ។ ខ្ញុំនិង ចចក ស្រមោល គឺជា មិត្តភក្តិ មនសិកា គឺ នៅក្នុងវិធី របស់ខ្លួនក្នុងការ ធ្វើសកម្មភាព **unconventionally** ការបង្កិតបង្កំ របស់អ្នកដទៃ យើងមាន ដោយឥតគិតថ្លៃ នៅក្នុង ដៃរបស់ ម្តាយនិង ធម្មជាតិ ដូច្នេះយើង រីកលូតលាស់និង អ្វីដែលយើងបាន នាំមក **infiltrate** យើង។

ខ្ញុំបាន ក្លាយទៅជា ជាង **10** នាទី **especado** សម្លឹងមើល ស្រឡាញ់ របស់ឪពុកខ្ញុំ ហើយ គិតថា គិតថា យ៉ាងហោចណាស់ គាត់ បានធ្វើ សំលេងរំខាន មួយដែល ត្រូវបានគេនឹង មានបញ្ហា មួយចំនួន។

ខ្ញុំតែងតែ ចូលចិត្ត បងប្រុស របស់ខ្ញុំ ទេប៉ុន្តែគាត់ នៅពេលដែល វាយខ្ញុំ ជាមួយទីមួយ របស់គាត់និង បានវាយប្រហារ អត្តសញ្ញាណរបស់ ឪពុកខ្ញុំ នៅពេលដែលខ្ញុំ បានរៀនសូត្រ ក្នុងការ គេង ដោយ តំបន់ តាមចិញ្ចើមផ្លូវ **Pardilhó , Estarreja** និងបានបញ្ចប់ ឡើង នៅក្នុងការចងចាំ នៅក្បែរ ស្តីបន្ទោស នេះ។ រហូតដល់ខ្ញុំ បាន ដាក់នៅលើ ការតុបតែងមុខ ការចាកចេញ ធម្មតា កាលពីថ្ងៃអាទិត្យ ដោយសារតែមាន សញ្ញា នៅលើមុខ របស់គាត់។ គាត់បានដើរ ដោយគ្មាន ប្រឡាក់ និងបានចំណាយពេល ស្បែកជើងប៉ាតា ដើម្បីចាប់ , ខ្ញុំ បានលក់ កង់ អ្នក ជិះ កង់ ដោយគ្មាន តែជាមួយ ក្រុមហ៊ុន **RIM** បាន ផ្តល់ជូន ជីតា របស់ខ្ញុំហើយ បានលក់ វាទៅឱ្យ ទំងន់ ដែលជាកន្លែងដែល ខ្ញុំបានធ្វើ **\$ 300** សម្រាប់វា។ នៅក្នុងសាលា នេះខ្ញុំបាន បញ្ចប់ដោយ អវិជ្ជមាន មួយផ្សេងទៀត សិប្បកម្ម គណិតវិទ្យា ពីរនាក់ , ខ្ញុំ មិនដែល បានដឹងថា វាជាការ អាក្រក់ ដូច្នេះនៅក្នុង កម្លាំងពលកម្ម ដោយដៃ។ ពាក់ព័ន្ធនឹង ធម្មជាតិ ដោយសង្គម និងទំនៀមទម្លាប់ របស់ខ្លួន ចាប់ផ្តើមនៅ ក្នុងឆ្នាំ **1989** ការលេង កីឡាបាល់ទាត់ រហូតដល់បញ្ចប់ អាជីព នេះនៅក្នុង ឆ្នាំ **1998** ដែលជា អត្តពលិក របស់ ក្លឹប កីឡាបាល់ទាត់ កីឡា **Estarreja** ដូច ជាការ ចាប់ផ្តើម អនុវត្ត ការរីកចម្រើន កណ្តាល ឈានដល់ គោលដៅនៃការ **3** ក្នុងអាជីព ដ៏យូរ

របស់ខ្ញុំប៉ុន្តែវាជា ការប្រកួត មួយដែល ប្រឆាំងនឹងការ បណ្តុះបណ្តាល **Ovarense** ។ បន្ទាប់មក ខណៈដែលពួកគេ បានកើនឡើង ត្រូវបាន
នគរ ដកថយ នៅ ទីតាំង ទៅមុខ កណ្តាល ខ្ញុំបានធ្វើដំណើរ ទៅឆ្លង ឆ្ងាយ, បន្ទាប់មកទៅកាន់ ពាក់កណ្តាល ខាងស្តាំ បន្ទាប់មក កណ្តាល មធ្យម
ក្នុងការទទួលបាន ការការពារ នៅកណ្តាល និងបាន ដោះលែង តំណែង ។ វាត្រូវបាន គេស្គាល់ថា នៅចុងបញ្ចប់នៃ អាជីពរបស់ខ្ញុំ ក្នុងនាមជា អត្ត
ពលិក នៃ ការលេង ដោយយុត្តិធម៌ ការប្រឆាំង ដ៏ល្បីល្បាញ មួយ នៅឡើយទេ ដើម្បីចុះឈ្មោះ គោលដៅ ទី **2** ស្ថិតបាល់បញ្ចូលទី នៅថ្ងៃ ខ្ញុំបា
នសួរ គ្រូបង្វឹក ទៅជា ប្រធានក្រុម និងជា ខ្សែបម្រើ កណ្តាល លេង ដែលបាន ស្ថិតបាល់បញ្ចូលទី គ្រាប់បាល់ ក្នុងការប្រកួត នោះ, បានធ្វើឱ្យ មា
នភាពខុសគ្នា និងបាន ជិះ ចម្ងាយពី ពាក់កណ្តាល ទៅជា គោលដៅ ប្រឆាំង ដោយធ្វើការ ជាមួយ **" cuequinha "** អ្នកចាំទី
នេះ។ គិតពី ការទទួលយក សម្រាប់ការប្រកួត ក៏ឡាបាល់ទាត់ ម្តុល នៅក្នុងគោលបំណង ដើម្បីធ្វើឱ្យ លេង នៅក្នុងវាល នេះ។

ក្នុង **1990/91** បានចូលរួម **7ºano** នៅ វិទ្យាល័យ **Estarreja** ត្រូវបាន រួមបញ្ចូល យ៉ា
ងលំបាក ជាមួយនឹង សាលានេះ សម្រាប់ការ បះបោរ និងបានអនុម័ត រឿងនេះ ថាថ្ងៃ មួយខ្ញុំ **masturbated** នៅក្នុងថ្នាក់រៀន
នេះ ត្រូវបាន គេដាក់ឈ្មោះ ដោយ សាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ មីស៊ីល ប៉ាទ្រីយ៉ុត ដែលមាន - ដែល នៅពេលនោះសង្គ្រាម អ៊ីរ៉ាក់ ចៀសមិនរួច
disapprove នៃឆ្នាំ ទី **4** អវិជ្ជមាន។ តើអ្វីដែល ខ្ញុំលឺចាប់ បំផុតគឺ ពីរទុយហ្គាល់ នេះដោយសារតែ វាគឺជា លើកដំបូង ហើយ តែ
នៅក្នុង អាជីពជា សាលា របស់ខ្ញុំ។ បានសម្រេចចិត្ត វិលត្រឡប់ទៅ សាលារៀន **Brodick** ដែលជាកន្លែងដែល ធ្លាប់មាន កាលពីឆ្នាំ ទី **5**
។ បន្ទាប់ពី ឆ្នាំសិក្សា **1991/92** សាលា **7 គ + +** នៅ ឆ្នាំដំបូង នឹងត្រូវបាន ដាក់របស់សមាម **Brodick "** ជំងឺអេ
ដស៍ " ក្នុងចំណោម មិត្តរួមការងារ មក ឱ្យមាន កិត្តិនាម **misbehaved** ទោះជាយ៉ាងណា ទទួលបានជោគជ័យ សាលារៀន ឱ្យខ្ញុំ
អនុញ្ញាតឱ្យ ថ្នាក់ទី ហុច រួចទៅហើយ ក្នុងការកម្ពស់ នៅពេលដែល ប្រឈមមុខ ហេតុអ្វីបានជា អ្នករាល់គ្នាបាន មកពី **Estarreja** ទៅ
Brodick និយាយថាបាន ត្រូវបានគេ បណ្តេញចេញ ពីសាលា **Estarreja** ។ ចាក់ ថាស ទង ដែលមាន ដង់ស៊ីតេ ទាប ក្នុ
ងការ បង្កើនសមត្ថភាព នៃការ ដូចគ្នានេះ បានធ្វើឱ្យគាត់ ជាមួយនឹង ហ្វឹកហាត់ផ្នែកដៃ មួយ បានចូលមក ចូលទៅ មេរៀន **Estarreja**
ទៅ **Brodick** លើ " កង " ចេតនា ចូលទៅ បន្ទាប់ពីការ រហូតដល់ពេល ក្រពេញអូដ៍ , លួច ទំពារស្តុរកៅស៊ូ និង ស្តុរគ្រាប់ ទៅ
ឱ្យ ផ្សារទំនើប នេះ។ នេះជា ការប្រកួត ដ៏ល្អបំផុត ដែលខ្ញុំ បានធ្វើនៅក្នុង អាជីពរបស់ខ្ញុំ គឺ បន្ទាប់ពីការ ដោយផ្ទាល់និង ជាការ ប្រឆាំងនឹង ក្លិប
នេះរហូតដល់ សម្បត្តិ **beachfront** រថយន្ត បានមក យក ខ្ញុំមក ផ្ទះវិញ។ ខ្ញុំបានដាក់ ជាបន្ទាន់ ក្នុងការ និសាំងរិច **butter**
មួយ ទៅមិត្តភក្តិ បានដាក់ឈ្មោះ ថាជា **« MINETE "** ខ្សែភាពយន្ត សិច ជាលើកដំបូង ដែលខ្ញុំបាន ឃើញ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខ្ញុំថា
ស្រ្តីម្នាក់ មាន លោក **Dick** និង **tits** អ្វីមួយ នៅ ពេលជាមួយគ្នា ដែល បានរំលោភគាត់ គឺ មួយផ្សេងទៀតនៃ ពស់ និង អន្ទង់ , ឈុ
តភាគ ឪពុករបស់ខ្ញុំ... ក្នុងចំណោម ការ ធ្វើដំណើរ **Estarreja** និង **Brodick** បាន បោសសំអាត ដោយ ក្រុមហ៊ុន
CP ដើម្បីធ្វើឱ្យ ប៉ុន្តែជា ការច្រៀង ថ្នាំជក់ ត្រូវបានគេ ចាប់ផ្តើម **aggravate** ជាជាង ទិញ ដំណាក់កាល នេះ ... ដែលខ្ញុំមាន
រួចទៅហើយ នៅក្នុងដំណាក់កាល មួយ តែប៉ុណ្ណោះដើម្បី ឱ្យមាន ការផ្លាស់ប្តូរ **hitchhike** តូចមួយសម្រាប់ ថ្នាំជក់និងបានទៅ ធ្វើនំ បរិ

គោត និប្បិដ្ឋ ពាក់កណ្តាល ជីក ស្រាបៀរមួយ **Litrada** ត្រូវបានដឹង ជាមួយនឹង មិត្តរួមការងារ ។ នៅផ្ទះ ជីតារបស់ខ្ញុំ បានបាញ់ ពី **airgun** និង ដឹកនាំ **ricocheted** និងស្ទើរតែ វាយខ្ញុំ ហើយបានឮ ការភ្ញាក់ផ្អើលនៃ ចំណោល នេះ។ ខ្ញុំធ្លាប់ បានទៅ គណបក្ស ខ្លួនកំណើតមួយ, ឥឡូវនេះ គ្រប់ នៃថ្នាំ ដែលបាន ដុត មួយ ប្រែទៅជា ពណ៌ខ្មៅ កៅស៊ូ និង បន្ទាប់ពីការ ធ្វើ ជឿលើ គណបក្ស របស់ គាត់ផ្ទាល់ នោះគឺ **hashish** ។ មុនពេលដែលអ្នក ចូលទៅកាន់ រថភ្លើង បានហៅ មិត្តភក្តិ ផ្ទះ របស់ខ្ញុំហើយ លួចយក ដប ស្រាសំប៉ាញ ទៅឪពុក របស់ខ្ញុំហើយ ជីក មុនពេល បណ្តុះបណ្តា ចូលមក ត្រឡប់ដង ដើម្បីត្រូវបាន បណ្តេញចេញ ។ ថ្ងៃមួយ មិត្ត របស់គាត់ បានយក ស្រវឹង ដូចដែល ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យ ។ ឪពុក របស់គាត់បានមក ដើម្បីហៅ ការធ្វើ ពាក្យបណ្តឹង របស់ខ្ញុំនៅក្នុងរយៈពេល ក្តីប ក៏ឡាបាល់ទាត់ ដែលមាន បណ្តុះបណ្តា ពិសេស, នេះគឺជា ការជ្រើសរើស របស់ក្រុម គ្រូប្រជែង របស់ ពួកយើងនៃ **Aveiro** ក្នុងការស្វែងរក ទេពកោសល្យ ថ្មី។ បានធ្វើ ការសាកល្បង ជាមួយ សំបើម ហើយនោះជា ពេលដែលពួកគេ បានដាក់ ខ្ញុំក្នុងការ បណ្តុះបណ្តា នៅក្នុងការ ជ្រើសរើស **Aveiro** និងទទួលបាន សូម្បីតែ កន្លែងដាក់ មួយ។ រដូវកាល **Aveiro 91/92** សមាគមកីឡាបាល់ទាត់ លេង ក្នុងនាមជា ខ្សែប្រយុទ្ធ ម្នាក់ **descaindo** ទៅចំហៀង ខាងឆ្វេង គឺជា ការជំនួស មួយសំរាប់ អ្នកលេង ដែលមាន នៅពេលក្រោយដើម្បី **FC** ក្តីប **Porto ។ 11- 07-1992** ក្នុង ការជ្រើសរើស ថ្នាក់ក្រោម **13** នឹងមាន កិច្ចប្រជុំមួយ នៅក្នុងការដែល ពួកគេបាន ប្រឈមមុខនឹង ការជ្រើសរើស **Aveiro** ជាមួយនឹងការ ជ្រើសរើសនៃ ការបញ្ចប់ រដូវកាល **91-92 Leiria** នេះ គឺ នៅទីនេះ នៅក្នុងការប្រកួត ខ្ញុំមានឱកាស របស់ខ្ញុំ នេះនឹង បានចូលទៅក្នុង ពាក់កណ្តាល ដែលជាវាយការណ៍ដោយ ទិន្នន័យ **Aveiro** , ថ្ងៃអង្គារ រទី **14** ខែកក្កដា ឆ្នាំ **1992 - Aveiro , 2 - Leiria 1** « ការប្រកួត នៅឯ បរិវេណ កីឡា របស់វាល នេះ។ **Jacinto** ។ « នៅក្នុងការ វិលត្រឡប់មកវិញ ងូត នោះ ក្រុម **Aveiro** បានយក វាល ជាមួយនឹង ការប្តេជ្ញាចិត្ត មួយផ្សេងទៀត ។ មិនដូចជា ផ្នែកដំបូង ដែលបាន គ្របដណ្តប់ ដែលជាកន្លែងដែល **leirienses , Aveiro** បានចាត់ចែង ដើម្បីយក គណនី ប្រកួតនិង ល្អប្រសើរជាងមុន ការកេងប្រវ័ញ្ចកំលាំង ការពារជាតិ គ្រូប្រជែង នេះ បានផ្តល់ឱ្យ ជា " អំពី មុខ " ទៅ លទ្ធផល។ ឈានដល់ គោលដៅ សមភាព តាមរយៈ **Filip Moorish** ដែល អណ្តែត ទៅក្នុង ផ្ទៃខាងក្រោយ កម្មវិធីត្រួតពិនិត្យសកម្មភាព " ។ ខ្ញុំមិនដឹងថា អ្វីដែលខ្ញុំ បានធ្វើ នៅក្នុងការប្រកួត នោះខ្ញុំ ចាំថា បាន បាត់បង់ទៅ ដូច្នោះ ឆ្ងាយដូចជា ទៅ មិនអាច ចាប់ បាល់ ឬ យឺត ពេកឬ លឿន ណាស់ប៉ុន្តែ នៅទីបញ្ចប់ វានឹង ត្រូវបាន ស៊ុតបញ្ជូលទីគ្រាប់ ទី **3** របស់ខ្ញុំអាជីព បាល់ទាត់ នៅឆ្នាំ មានការ ប្រកួត រវាង ក្រុមជម្រើសជាតិ សម្រាប់ហេតុផល ហិរញ្ញវត្ថុ នេះអ្នក អាច វិវត្ត បន្ថែមទៀត? អ្នកមិន បានដឹង។ សូមអញ្ជើញមក ឆ្នាំសិក្សា **1992/93** ដែលបាន ចូលរួមក្នុង ថ្នាក់ទី **8** នៅសាលា គ + + របស់ **Brodick** និងការ ជក់បារី ចន្លោះពេល ទាំងអស់ រួចទៅហើយ , វាជា មួយនឹង ពួកឧទ្ទាម ឥរិយាបថ **Deviant** មួយ។ លោកបានប្រាប់ មិត្តភក្តិដែល មាននៅក្នុង សាលា យោធា មួយដែល ខ្ញុំបានទទួល ឱ្យចូលមក ក្នុង ប្រទេសបារាំង ដោយមាន ការគាំទ្រពី ថ្នាក់ កៅអី បង្គន់ មួយនៅលើ ក្បាល និយាយថាវាជា បង្គន់ ដែលអ្នក មាន ភាពក្លាហាន ក្នុងការ ប្រឈមមុខនឹង ភ្នែក របស់ឪពុក របស់ខ្ញុំ រហូតដល់ មន្ទីរពេទ្យ ជាលើកដំបូង នោះទេ, **chewed** ឱសថ មុនពេលទៅ ផ្ទះវិញ បន្ទាប់ពីការ បណ្តុះបណ្តា បាល់ទាត់ ដំបូងនិង ពេលវេលាចុងក្រោយ ខ្ញុំបានយក ការវាយដំ ម្នាក់ លេងនៅក្នុង ការបណ្តុះប មួយដែល បានចាប់ផ្តើម " បាន " និងបាន វាយ

គាត់ហើយ បានប្រាប់គាត់ឱ្យ រងចាំ សម្រាប់ខ្ញុំ នៅទីនោះដែល នៅតែ បានយក កាន់តែច្រើន , និងគាត់បានរង់ចាំ ... រហូតទាល់តែ ក្បាលរបស់ខ្ញុំ គឺ ប្រឆាំងនឹង ជីវ ដែល គាត់មាន ឈ្មោះហៅក្រៅ នៃ " Pardiho " នោះទេខ្ញុំមាន ឌីស្កូ ជាលើកដំបូង នៅក្នុង attic របស់ខ្ញុំ ផ្តល់ឱ្យវា ជាឈ្មោះ Ku * ។បានកើនឡើង បង្អួចដំបូល មួយនៅ ផ្នែកខាងលើ នៃអគារនេះ និងបានមក ដើម្បីឱ្យមាន ភ្លយ នៅលើដំបូល ក្នុងចំណោមរឿង ផ្សេងទៀត ជាមួយនឹង មិត្តភក្តិរបស់ខ្ញុំ បានជក់បារី អាម ច្រើនដង ដោយមាន Nuno មិត្តភក្តិរបស់ អណ្តូងដី មួយ បានទទួល ខ្ញុំទៅ គែមនៃ ដែនកំណត់ នៅជិត ចើងរកានកមដោ មួយ នេះបាន ចាកចេញពី សត្វទីទុយ ដែលខ្ញុំមានការ បិទ តុល្យភាពនិង បណ្តាលឱ្យ មកខ្ញុំ ស្ទើរតែ ធ្លាក់ពី ដំបូលខ្សែរ ដំ ពណ៌ខៀវ ដំ ខឹង លុកលុយ ឱ្យខ្ញុំ ត្រូវ blazing ថាមពល ដែលហូរ ក្នុង ការដី សង្កេត រន្ធក្រើស កខ្វក់និង ចាញ់សម្តុក ថា រន្ធនេះ ពណ៌ខៀវ នេះនឹង ធ្វើក្នុងកម្ម ។ពន្លឺដែល បានបង្កើតឡើងដោយ មនុស្ស ទាំងអស់ rolls ឡើង នៅក្នុងឧបករណ៍ ដោយគ្មាន ការខ្មាស់អៀន មានការលំបាក នៃការមិន ត្រូវបាន convoluted ទីលានដែលហាក់បង្ហាញ ពីការ សិប្បនិម្មិត ។ពន្លឺ ឡាស៊ែរ នេះត្រូវបាន លម្អិតហើយសំខាន់ មើលមិនឃើញ penetrates ទៅជា មើលមិនឃើញ និង មិនមាននរណា កត់សម្គាល់ ។វាគឺជា ពន្លឺ និងជា ម្ចាស់ នៅ ពេទ្យ សន្តត មិនទាក់ទងទៅនឹង ផ្លូវបំបែក ពេទ្យ ផ្ទាល់។មូលហេតុ inconspicuous និង innocuous តាមរយៈ ប៊ិត ធូម របស់ខ្លួន នៃគំនិត ពុល និងគំនិត ១២ ដើម្បី ជាតិពុល របស់ខ្លួននិង ចម្លើយ របស់ខ្លួន។ពន្លឺ ដំបូល, ផ្សែង ថា pierces ពន្លឺនៃ ការចងចាំ គ្មានពរជ័យ ចិត្ត សម្ងាត់ ធ្វើវិញបានទេ ក្នុង ក្បាល ដោយគ្មានទិសដៅ និងសកម្មភាព សកម្មភាព នេះបាន ម្នីត្រ ដែល ទប់ស្កាត់ ជំហាន នៃការគិត ភ័យបារម្ភ របស់ យឹតនិង ៖នរស ចិត្ត massificadora នេះ៖ មានចំណង់ខ្លាំង អំពី ពេលវេលាដែល ទំនេរ គឺជាការ ឡើងនិងការ ចែកចាយ ខួរក្បាលនិង ពន្លឺភ្លើង ដ៏គួរឱ្យរំភើប Deambulante រំលោភ អគ្គិសនី។វីក ក្នុង រាងកាយ ធ្វើអោយ ដឹងមួយ និង ក្នុង paralyzing ដែលជា rhymes desencadeio មួយក្នុង gibberish ។ពន្លឺភ្លើង ទាំងនេះ មកនៅលើ ដំបូល ទាំង ប្រធាន ផ្នែកវិស្វកម្ម បញ្ចប់។ មនុស្ស មួយចំនួនមាន ស្នា ដទៃទៀត តែប៉ុណ្ណោះ ក្នុង attics !« ពន្លឺ ផ្សេងទៀតដែល បានបិទបាំងការ ច្រកចូលធំ , ខ្ញុំមានចំណងចង់ ជ្រៀតចូល ដោយមាន ការចងចាំ ក្នុង attics , គំនិត , ជីវិត រស់នៅ ដោយគ្មាន មូលហេតុ ខ្លី ដ៏ធំ ប៉ុន្តែជា មួយនឹង ការចងចាំ ជាច្រើន។ការចងចាំ ដែលមាន ដើម្បី បំភ្លឺគំនិត នេះបានបើក ជាដៀងរហូត ឬ បិទនៅក្នុង ទ្រូង ... Ia ស្វែងរក វីដេអូ VHS និងមិន មាន ប្រាក់ដើម្បី បង់ប្រាក់ ជួល ឡើង វិករាលដាល នៅក្នុងពេលវេលា និងដើម្បី ចែក កម្រ អត្រា ដេក គិតអំពី អ្វីដែលជា ។ខ្ញុំ មាន កាសែត ខែដើម្បី កកកុញ ។ក្នុងឆ្នាំ 1993 ខ្ញុំបាន ចាប់ផ្តើមដើម្បី ចង់យក លុយ របស់ខ្ញុំហើយ បន្ទាប់ពីការហៅ មួយដែល បានសម្រេចចិត្តទៅ ធ្វើការ ជាមួយ បន្ទប់ ហ្គេម ។នៅពេលនោះ គាត់មានអាយុ 15 ឆ្នាំ ហើយបាន គេមើលឃើញថា ជាច្រើន នៃសិទ្ធិអំណាច ដែល បានរក្សាទុក តាមលំដាប់ នៃទំហំ និងការហាមឃាត់ អ្នកដែល នៅក្រោម 16 ចូល ។បានមក ទំនាក់ទំនង ជាលើកដំបូងជាមួយ hashish នេះហើយ វាបានប្រែក្លាយចេញ ការប្រើប្រាស់ នៅពេលក្រោយ ជាង 17 ឆ្នាំ ដូចខាងក្រោម។នៅក្នុងបរិស្ថាន នេះខ្ញុំបាន ទាក់ទង ជាមួយនឹង ការពិត ដទៃទៀត ទេប៉ុន្តែ បានបដិសេធ មិនធ្លាប់មាន ហើយខ្ញុំ បានបដិសេធ ការប្រើប្រាស់ ហេរ៉ូអ៊ីន និង កូកាអ៊ីន , ដូចជា

ដើម្បីប្រាប់ ថា ខ្ញុំបាន ពេញមួយជីវិត របស់ខ្ញុំគឺ មិននៅក្នុង គោលបំណង ឬ គោលបំណង ពោលគឺ ខ្ញុំអាច ត្រូវបាន « មិន " ប៉ុន្តែ មិន ប្រើ ប្រាស់។មាន ឥរិយាបថ មិនត្រឹមត្រូវ ឆ្ពោះទៅរក ការប្រើប្រាស់ រួចទៅហើយនិង ជា " សិល្បៈករ " ដែលត្រូវបាន បង្ហាញ ពីការ បញ្ចប់នៃ សា លា គណបក្ស មួយឆ្នាំនៃ ថ្នាក់ទី 9 ចុងក្រោយ ក្នុង ឆ្នាំ 1993/1994 ដ៏ល្បីល្បាញ។

ម៉ាស៊ីនភ្លើង ម៉ាស៊ីនភ្លើង ឬសេចក្តីស្រឡាញ់ ម៉ាស៊ីនភ្លើង ស្រឡាញ់ នូវអ្វីដែល ជាបំណងប្រាថ្នា របស់មនុស្ស មិនមែនជា ប្រេងឥន្ធនៈ និមិត្ត នេះនិង តំណ អារម្មណ៍ នេះ តម្លាភាព ថ្លើម និងការ ស្រែក សម្រាប់ អ្វីមួយ ដ៏សំខាន់ ក្នុងការ អភិវឌ្ឍថាមពល អារម្មណ៍និង ទំនាក់ទំនង អគ្គិសនី ។ម៉ាស៊ីន ភ្លើង នេះ ផ្គត់ផ្គង់ egos និង បុគ្គល មុខ លាក់នៅក្នុង ការតំណាង ប្រចាំថ្ងៃ ដូចជានៅក្នុង ការទទួលយក អាហារពេលព្រឹក ឬ អាហារពេ លល្ងាច ឬ ទឹកដែល មតិព័ត៌មាន ថាមពលនៃ ថ្ងៃ មួយថ្ងៃ ទៅ បាន។គ្មាន របាំង ឬ គំនិត lacerating , enquadramo ពួកយើង នៅក្នុងការពិត ថាមពល នៃសេចក្តីស្រឡាញ់ ឬ សេចក្តីស្រឡាញ់របស់ electrifying ថា មពល ដ៏ខ្លាំង និង មើលទៅ មុតស្រួចនិង ជាតំណាង សេចក្តីស្រឡាញ់និង ភាពឯកោ ដែល រស់នៅ ចុក ដោយ ខ្សែ ដែលមិនដែល បិទ ជា អំណាចដែល មិនចេះរលួយ នោះ ទេប៉ុន្តែពិត ជាអៀងរហូត!តែងតែមាន បំណងចង់ electrifying ស្រែក ដើម្បីរកមើល និងការអត់ធ្មត់ មួយចំនួន បានបង្កើត នៃការ monotony មុខ ថ្ងៃ និង oblique ដែលតំណាងឱ្យ គ្មានអ្វីនៅក្នុង មធ្យម អគ្គិសនី មាន ខ្សែ រលុង នោះទេ។ផ្សេងប្រេង ចូលទៅក្នុង ការស្រមើលស្រមៃ របស់ ម៉ូតូ ខាងក្នុង និងបាន ត្រួសត្រា ពិត ប៉ុន្តែជាមួយនឹង choke ទំនាក់ ទំនង ឆាប់រហ័ស នេះ។សូមទាក់ទង ដ៏សំខាន់ ដើម្បីជីវិត ម៉ូតូ, ម៉ូតូ, ថា ជាការពិត ការមូលមតិគ្នា នៃការរស់នៅ និងមិន មានវត្តមាន ទេតែ ការ ពិត ស្គាល់ ផ្សេងទៀត ស្ទើរតែ ភាព ទៅនឹង បំណងចង់ ដឹង នោះទេប៉ុន្តែវា គឺជាការ នៅទីនោះ!វាតែងតែមាន វត្តមាន នៅក្នុងន័យ ឱកាស ជា បន្ទាន់ ដូច្នោះ ប្រព័ន្ធផ្សព្វផ្សាយ ដែលមិន អាចត្រូវបាន ផ្តល់ មិនមែន ស្លាយ នៅក្នុងគំនិត នៃការ បង្កើត សេចក្តីស្រឡាញ់ មានន័យ និងធនធាន ដែលអាចប្រើបាន , អំពីសេចក្តីស្រឡាញ់ ម៉ាស៊ីនភ្លើង គឺតែងតែ មានចំណីជានិច្ច និងបរិស្ថាន ដែលមិនមែនជា និមិត្ត ណាមួយ ផ្សេងទៀតនិង បា នគ្រប់គ្រង នេះ យ៉ាងខ្លាំង ត្រូវបាន ការ បណ្តោយខ្លួន , នោះ មិនអាច ដកការវិនិយោគ ដោយខ្លួនឯង នៃ ការមានអារម្មណ៍រីករាយ វា បង្កើត បានហើយ proliferates ក្នុង មុខ ដែលមិនធ្លាប់មាន បច្ចុប្បន្ន នេះនៃ ដុំ ព្រលឹង អ្នកតែងតែ ចង់ រារាំងដោយសារតែ អ្នកមិនអា ច េបេះេច នៃដុំ ណាមួយ ដែលជា ថាមពល មួយនិង ពហុវប្បធម៌ នៅក្នុងន័យ របស់ខ្លួននៃ ការពេញចិត្ត , ការពេញចិត្តដែល មានការរីកចម្រើន ការពិត ជាច្រើន សម្រាប់ យើងជា និមិត្តនិងការ ស្រមើលស្រមៃ តែប៉ុណ្ណោះ នៅក្នុងវត្តមាន របស់អ្នកដទៃ ឬ ខ្លួនឯងនៅក្នុង កញ្ចក់ បានលាក់ អំណាច បទប្បញ្ញត្តិ ថ្មីនៅក្នុង គំនិត នៃការនីត្រុង , ថាទាំងនេះ គឺជា សត្វដែល ពិតនៃ ពន្លឺ។នាគ ប្រាយ អាចត្រូវបាន ឆេះ ហើយ បច្ចុប្បន្ន ហូ រ តាមរយៈ យើងនិង revitalizes ពួកយើង ជាអៀងរាល់ថ្ងៃ ផ្តល់ឱ្យយើងនូវ កម្លាំងនិង មនុស្ស mime ដែល gleaming និង ដ៏ចេសវិងរូស បាទ !ឈើច្រត់ ដោយសារតែវា អាចជា កម្លាំង នៃ ពន្លឺ ការគាបសង្កត់ និងការ ឈឺ convallescent ដែល ប្រមាថ ដល់ការ ពិត dualistic និងការ គាបសង្កត់ ។មិនមាន abatas អ្នកអំពី បង្គោល អវិជ្ជមាន នាពេលបច្ចុប្បន្ន នេះ infiltrating subconscious និងការ កាត់បន្ថយ ការឈឺចាប់ យ៉ាងជ្រាល ជ្រៅ នៃបុគ្គលិកលក្ខណៈ ដ៏សំខាន់ ប្រឆាំង ចុក អ្នក ជាការ ពិត អស្ចារ្យ និងទីតាំង នៃការប្រឆាំងនឹង សៀគ្វី គឺមិននិង គឺមី ទូលំ នៃស្មារតី នៃ

ការបង្កើតថ្មី និង សមិទ្ធផល នេះ សម្រេច ថានេះមិនមែនជា ការផ្ទេរ ដែលជា **feeders** ប្រណាំង គ្រោះទៅរក គ្មានការ ភ័យបារម្ភ សេចក្តីរីករាយ នោះទេប៉ុន្តែ **drags** ចិត្តឱ្យ រលក នៃការគិតនិង ការឆ្លងនៃ នេះ។ការឆ្លង នៃគំនិត នេះគឺជាការ ពិតនិង ការរីកចម្រើន សៀគ្រី ហើយគ្មាននរណាម្នាក់ អាចបដិសេធ សៀគ្រី ទាំងនេះមាន ការរីករាលដាល បច្ចុប្បន្ននៅក្នុង ខ្យល់ មិនចេះចប់ នៃ អារម្មណ៍ និង ការសប្បាយ គេដិះ ជាន់ ដោយសារតែយើង ទាំងអស់គ្នា ត្រូវបាន ចាប់ផ្តើម ការ **stimuli** នៅខាងក្រៅនៃ **Beta-blockers** ប៉ុន្តែថា បង្កើន ការស្រកហ្មាន របស់យើងសម្រាប់ ជីវិត។ដូច្នេះការ ដឹកនាំបន្ត ទាំងនេះ ប៉ះពាល់ដល់ ការគិត របស់យើង ហើយពេលខ្លះ ជម្លោះ កើតមានឡើង ឬការ អភិវឌ្ឍ នៅក្នុងការគិត នោះទេប៉ុន្តែថា អាចនាំមកនូវ សុភមង្គល ដែល រំភើបនៃ ប្រកួត និង នាំទៅដល់ ការពិត ខាងក្រៅ។ពន្លឺ ពណ៌ខៀវ បានបង្ក អារម្មណ៍ យ៉ាងខ្លាំង ពន្លឺ ពណ៌ខៀវ ដែលរត់ តាមរយៈ ស្ពាននិង ជណ្តើរ និង **infiltrates** អំណាច នៃអារម្មណ៍ដែល មតិព័ ត៍មាន មោះមុត ការអភិវឌ្ឍ សក្តានុពល ដែល ស្វាគមន៍ ជ្រុល សម្រស់ ផ្ទឹម ប្រកាន់អក្សរតូចធំ របស់ខ្លួនក្នុងការ តម្លាភាព មិត្តភាព ដីក្បោះក្បាយ ដែល កំពុងតែស្វែងរក តិចតួច " ខៀវ " នេះ, រឹងមាំ ខ្លាំង ជាងនិង មានការរីកចម្រើន នៅក្នុងយើង ដោយមាន ផលប៉ះពាល់ យ៉ាងជ្រាលជ្រៅ ក្រុមហ៊ុន **Constellation** អារម្មណ៍ និងត្រូវបាន ដាច់គ្នា ថា រលក **Hertzian** ។អំណាចនេះ ប៉ះពាល់ដល់ គំនិត មួយ **oblique** បាត់បង់ អារម្មណ៍ នៃការរស់នៅ , មុជទឹក ប៉ះពាល់ដល់ មិត្តភាព ដីជ្រាលជ្រៅ និងយូរអង្វែង វាបាន អនុវត្ត ដោយខ្លួនវា ផ្ទឹម វេទមន្ត ស្រឡាញ់ ឆ្លុត ហើយ រីករាយ នៃសម្រស់ ដឹកប្រទេស និង រឹងមាំ ។ខ្សែស្រឡាយ នៃអាំងតង់ស៊ីតេ ព្រលប់ នាង មានការរីកចម្រើន និងការ បញ្ជូន ថាមពលនិង ការការពារ នៃការ កក់ក្តៅ អាក្រក់និង រីករាយ ជាមួយនឹងការ ឈឺចាប់ និង ភាពស្លៀមស្លាត់ , គ្មាន , មិន រហ័ស ថា **eludes** យើងហើយ បានបញ្ជូន ពួកយើងទៅ ការគិត អរូបី មួយ, វា គឺជា ពន្លឺ ដ៏រឹងមាំនិង បង្កើនយុទ្ធសាស្ត្រ អារម្មណ៍រីករាយពិតនិង ស្រ មើលស្រមៃ នោះទេប៉ុន្តែវា ប៉ះពាល់ដល់ ហើយដែល តែងតែ ប៉ះពាល់ដល់ នាងដើម្បី ផ្លាស់ទីនិង បានរត់ ចេញពី ដែនកំណត់ សម្រាប់មិត្តភាព ចាំ បាច់ និងយូរអង្វែង នោះទេ។នាងបាន ធ្លាក់ ក្នុងសេចក្តីស្រឡាញ់ និងរបៀបដែល បាត់បង់ នោះទេប៉ុន្តែ ថា មូលហេតុដែល បម្រើ អាហារដើម្បី អា រម្មណ៍ មក និងនាំមកនូវ សេចក្តីរីករាយ និងមាន ចិត្តលោភលន់ រីករាយ , ការសប្បាយ ដែលជា កាទូរី និងការ លុកលុយ ទាំងអស់នៅក្នុង **frenzy** នៃ ការរំភើប មួយនេះ ពណ៌ ចម្បងដែល ស្ថិត ចុះ និងវិល **abrocha** ជាដុំ នៃថាមពល ដែលមាន ទទេ ជាមួយនឹង ងពេលវេលា នោះទេប៉ុន្តែថា មិនបាន បាត់នៅក្នុង ពេលអនាគត នេះ ពោល គឺតែងតែ បច្ចុប្បន្ន ការពារ មិន អនុញ្ញាតឱ្យយើង វិវឌ្ឍ កម្រិតនៃ ការ សប្បាយ ភ្លឺ មិនអាចគ្រប់គ្រង បាន។

នៅឆ្នាំ **1994** ខ្ញុំបានចាប់ផ្តើម រៀន អគ្គិសនី និងមានការ កើតឡើង ឈ្មោះហៅក្រៅ ថាជា ខ្ញុំត្រូវបាន គេស្គាល់ថា នៅតែមាន ដោយ មួយចំនួន ជា **" Faíska "** នេះដោយសារតែ ខ្ញុំបានយក ឆក់ មួយនៅក្នុង ខ្សែស្រឡាយ រលុងនិង នៅចុងបញ្ចប់ មិនមាន ចរន្តអគ្គិសនី ជា ។ខ្ញុំចាប់ផ្តើម ចូលរួមក្នុង យប់នោះ ហើយ បន្ទាប់មកនៅក្នុង ដំណើរទស្សនកិច្ច លើកដំបូងនៅក្នុង ឆ្នាំ **1994** ដល់ ពងក្រពើ ឌីស្កូ នេះខ្ញុំ បានក្លាយជា " ការ ចាប់ - ពេង « ខ្ញុំនៅចាំ ថ្ងៃនោះ បាន ធ្វើឱ្យមាន ការធ្វើតេស្ត ដង្ហើម និងជា លទ្ធផល មុនពេល ប្រតិបត្តិការ ដែលវាគឺ ខ្ពស់ជាង **2.0** ។យប់នេះ ពិតជាអស្ចារ្យ ហើយខ្ញុំ គ្រាន់តែ បានចាប់ ដប ឌីស្កូ ទាំងអស់ និង ត្រូវបានអនុវត្ត ដោយ អ្នកគ្រប់គ្រង ផ្ទះជាមួយនឹង ក្បាលរបស់គាត់ ចេញ និងមាន ទុកខ្ញុំឱ្យនៅ ផ្ទះ វាគឺជា ឆ្ងល់ ថាកាលពីឆ្នាំ ចុងក្រោយ នៃរដូវក្តៅ ពងក្រពើ ដែល ខ្ញុំទទួល

លបាន ដល់ទីបញ្ចប់ ជាការ មួយក្រុមស្រុក ធ្វើ ការបាញ់ប្រហារ និង **Bartender** ដើម្បីជំនួស ពាក់កណ្តាល យប់ដែល មិនអាច ឈរ បាន។ ខ្ញុំបានចាកចេញ ដំណើរ ហើយខ្ញុំ ទទួលបាន ក្រពេញអង្គ ចូលរួម ឆ្នាំសិក្សា 1994/95 នៅ តំបន់ 10 ឆ្នាំ សាលា កីឡា យ៉ូសេប **macedo fragateiro** , គឺតែងតែ អាក្រក់បំផុត នៅក្នុងលក្ខខណ្ឌនៃ ក្រិត្យវិន័យ ។ កីឡា នេះផងដែរ គឺដោយសារតែ ឥរិយាបថ អាក្រក់ របស់ខ្ញុំហើយ រាងកាយ ខ្ញុំ មាន វិញ្ញាបនបត្រ ផ្នែកវេជ្ជសាស្ត្រ នៅក្នុងការអនុវត្ត នៃការ ហែលទឹក មានកម្ពស់ សំដៅប្រតិកម្ម ទៅនឹង ក្លរីន ទេប៊ុនីន អ៊ីដេលខ្ញុំ មិនបានដឹងថា ជាការ ហែលទឹក ! មានក្រុម បាល់ទាត់មួយ ដែលត្រូវបាន គេហៅថា " **Les bufons** " ឬ **peidolas** និងបានមក សម្រាប់ពួកគេក្នុងការ បង្កើនមូលនិធិ នៅក្នុងតំបន់ ពាណិជ្ជកម្មនៃ **Estarreja** ។ ជាមួយនឹងការ ស្រវឹង បានធ្វើឱ្យខ្ញុំ ឆ្គងកាត់ **PJ** នៅ **Aveiro** ជាមួយមិត្តភក្តិ ផ្សេងទៀត បានធ្វើ ដំណាក់កាល មុនពេលដែល មានភស្តុតាង ជាសាកល នៅលើ ទីពីរ ដែលជាកន្លែងដែល " នាវាមុជទឹក " ស្រាបៀរនិង ល្បាយដែល បានក្លាយជា នំ នៅ **jest** ។

ក្នុងដំណើរ ការ ចុងក្រោយ នេះនៅក្នុង សំពត់ ផ្សារទំនើប **Bayou** ជាមួយនឹង ស្រឡាញ់ កើតពី ស្រាបៀរ ដែលយើង បានយក គាត់ទៅ ផ្ទះល្វែង ដែលជាកន្លែងដែល យើងបានជួប បាន បាតកថា នៃការ បានឱ្យដឹងថា ដប ទទេ ផ្ទះល្វែង។ នៅក្នុងឱកាស នៃ ខួបនៃ មិត្តស្រីរបស់ខ្ញុំ នៅ ពេល នេះ បានទទួល ស្រវឹង **furadouro** ឱ្យខ្ញុំ ដើម្បីឱ្យ ខ្ញុំបាន ធ្លាក់ចុះដេកលាក់ នៅលើតុ នៅតែ បាន ត្រឹមតែមក ស៊ុប ហើយនៅ ពេលដែល ខ្ញុំភ្ញាក់ បោះ តារាង ឡើង បន្ទាប់ពី អាហារពេលល្ងាច ឱ្យខ្ញុំ ជិះ ផ្ទះ ហើយខ្ញុំ ចង់ក្លាយជា គណបក្ស មួយនិងមិន នៅផ្ទះ។ ដើម្បី ដប់ប្រាំបី ដែលខ្ញុំ បានឃើញ រឿងនេះ **Trainspotting** តែងតែ រកឃើញ រឿងកំប្លែង ដ៏ធំ ដោយសារតែ បុរសម្នាក់ ចូលទៅក្នុង បង្គន់ មួយនិង ចុះចូលទៅក្នុង សមុទ្រនៃ **turds** មួយ ហើយជាញឹកញាប់ សន្តានជាមួយ ជីដូនរបស់ខ្ញុំ ដែល ចូលចិត្ត និយាយជាមួយ អ្វីដែល ចេញ ពីខ្ញុំ គឺថា **turd** ដែលជា **bullshit** នេះឈាន របស់ខ្ញុំ មធ្យម ដែលបានធ្វើ ការគំរាមកំហែង ចាស់ជាងនេះទៅទៀត ពួកគេត្រូវ វបាន សូម្បីតែ បំភិតបំភ័យ ក្នុង ពិធីអាពាហ៍ពិពាហ៍ ប្អូនប្រុស របស់ខ្ញុំ ជាមួយនឹង **3** ដប **rum** និង ចាក់ ជាច្រើននិង ចាប់ ពិការភ្នែក ព្រីកនេះ បោះ ឡើង។ ខ្ញុំបានក្លាយជា ម្ចាស់ជើងឯក សម្រាប់ក្រុម ដែលមានឈ្មោះ ថា " ខ្លួន **Chechen** " ការប្រកួត កីឡាបាល់ទាត់ នៅក្នុងការ បន្ត ការរីកចម្រើន របស់ខ្ញុំ ហើយនៅក្នុង 1995/96 រួចហើយនៅក្នុង សាលាដ្ឋាន ថ្នាក់ទី **11** លោក **Jose Macedo Fragateiro** អាចទទួលបាន ការផ្តល់ប្តូរ នេះបាន ដល់ថ្នាក់ ទី **12** ប៉ុន្តែជាមួយនឹង គណិតវិទ្យានិង គីមីវិទ្យា រាងកាយ ត្រូវបំបែកវិញ, ពួកគេ មិនដែល ទទួលបាន ងើបឡើងវិញ ។ ខ្ញុំបាន ចេញពី ថ្នាក់ នៃបង្អួច មួយ ហើយបានដើរ តាមទ្វារ នេះ និយាយថា គាត់បាន ទៅ គ្រូ បន្ទប់ទឹក ដែលជា នាយកនៃ ក្រុមនេះបាន និយាយថាវា នឹងប្រាប់ ឪពុកម្តាយ របស់ខ្ញុំនិងខ្ញុំ បានហៅ ថា មានបញ្ហា នៅតាមផ្ទះ ។ ទោះជាយ៉ាងណា ជិះ រត់និង តូញត្រែរ ច្រើនពេក នៃសាច់ដុំ ហើយ ក្រោយមក បានចូលមក នឹងត្រូវបាន ប្រតិបត្តិការ នៅក្នុងករណីនៃ ជំងឺក្លិន ក្នុងឆ្នាំ **1996/97** នេះ ដោយបាន បរាជ័យក្នុង មួយឆ្នាំ ត្រូវបាន កើតឡើង សេវាយោធា ដែល ការត្រួតពិនិត្យ យោធា គិតថាខ្ញុំ មិនមានសម្បទាគ្រប់គ្រាន់តូញត្រែរ ខ្ញុំថា មិនអាច ដំណើរការ បានទេព្រោះវា ប៉ះពាល់ដល់ ជើង របស់ខ្ញុំ។ វាបានធ្វើឱ្យ មិត្តភក្តិ **Turbo** - បី ពោ

លគី សន្លាក់ 3 តម្រង។បណ្តាលមកពី ស្ថានភាព គោ ឥទ្ធិពល ក្រុម " នៅពីក្រោយ " សាលានេះ ត្រូវបាន អ្នកដែល មានឈ្មោះ **ETA** ។ការលើកកម្ពស់ កិច្ចប្រជុំ 4 និង 5 នាក់នៅក្នុង ទីក្រុង ម៉ោងអាហារថ្ងៃត្រង់ ក្រុមព្រហ្មវិហារ ដែលជា ការវាយប្រហារ យ៉ាងពិតប្រាកដ លើ សេរីភាពនៃការ បញ្ចេញមតិនិងការ ប្រមូលផ្តុំគ្នា ជាមួយនឹង ភ្ញៀវ ដែល ជាសម្ព័ន្ធមិត្ត ដ៏ល្អបំផុត របស់ខ្ញុំ **Nuno coagíamos** ក្រុមយេនឌ័រ ធម្មតា។សេចក្តីប្រកាស សាល ទីក្រុង **Estarreja** , ខ្ញុំ **transcribe** : គាត់បាន បម្រើការងារជា ម៉ូនីទ័រ នៅក្នុងកម្មវិធី ការងារ សម្រាប់កុមារ នៃវដ្ត ទី 1 នៃ ការអប់រំ ជាមូលដ្ឋាន " ថ្ងៃយប់សម្រាក សកម្ម " ក្នុងអំឡុងពេល ប៉ុន្មានខែ នៃ ខែកក្កដា, សីហានិង ខែកញ្ញា ឆ្នាំ 1997 : «ខ្ញុំ បញ្ជាក់ថា សេវាដែល បានផ្តល់ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយនិង បានសរសើរ ទាំង **demostrados** ការប្រាក់ និងការតាំងចិត្ត ឬការ កុសល នៃការងារ នេះ។ក្នុង **santarém** បន្ទាប់ពីការ និយាយថាលោក នឹង ពិព័រណ៍ នេះ បានទៅផ្ទះ របស់ មិត្តភក្តិមួយចំនួន ចូលមក ផ្តល់ឱ្យ **fart** និង ព្រិល មកខ្ញុំ ទាំងអស់ បាន បដិសេធចោល ក៏ឡាករប្រដាល់ បង្អួច ម្តងហើយម្តងទៀត ក្នុងឆ្នាំ 1997/1998 នៅឆ្នាំ ទី 12 ដែលជាកន្លែងដែល ខ្ញុំត្រូវបាន គ្មានគំរេងៀល ចំពោះការយកចិត្តទុក កំហុសសមាគម និងស្ងួត ឆ្នាំដែល បានចាប់ផ្តើម បើកបរ។រង់ចាំ ហើយគាត់ បានជិះ បំណង ល្អ ចង់ លោត រំលង និងការជក់បារីត្រូវបាន ដើរ ដោយគ្មាន គោលដៅ រម្ង ចប់បារម្ភ នេះ រៀបរយ ទៅតាមអាយុ បើទោះបី តែងតែ រស់នៅក្នុង របៀប **ansiosísimo** រង់ចាំការ អ្វីមួយ យើងតែងតែ ចង់បាន អ្វីមួយ , អ្វីគ្រប់យ៉ាង នៅក្នុងយើង ឈរជា នឹងដោយអចេតនា ដោយខ្លួនវា។ឆ្នាំនេះខ្ញុំ បានរៀបចំ សំណើ សន្លឹកឆ្នោត ដូចខាងក្រោម : វា គឺជាមួយនឹង ការប្តេជ្ញាចិត្ត ដ៏អស្ចារ្យនិង អារម្មណ៍នៃ ការទទួលខុសត្រូវ ដែល **candidatamos** ក្នុងការបោះឆ្នោត ទាំងនេះ សមាគម សិស្សវិទ្យាល័យ លោក **Jose Macedo Fragateiro** នេះ។យើងមានបំណង ដើម្បីលើកកម្ពស់ សកម្មភាព វប្បធម៌និង កំសាន្ត ដើម្បី កិត្តិយស របស់សាលា នេះ។ យ៉ាងម្ខាងចាំបាច់ត្រូវ ដាក់ ខាងក្នុងនិងខាងក្រៅ ។ដើម្បី សម្រេចបាននូវគោលដៅ នេះយើងបាន ស្នើ : - ការយល់ដឹង នៃ ព្រំ **finalistas-** លើកកម្ពស់ វប្បធម៌និង កីឡា ថ្ងៃ ត្រៀមបម្រុងទុកសម្រាប់ ប្រជាជន សិស្ស ទាំងមូល រួមទាំង សប្តាហ៍ យុវជន មួយ ប្រកួត កីឡាបាល់ទាត់ , កីឡាបាល់បោះនិង បាល់ទះ (បុរស / ស្ត្រី ..) ។រៀបចំ ជាងរាល់ខែ ដើម្បី បង្កើតនិង ជូនដំណឹងដល់ និងស្ងួត នៃបញ្ហា នេះបាន លើកទឹកចិត្តឱ្យ **society-** ការបង្កើត នៃ កិច្ចពិភាក្សា ការសេត សាលា - បណ្តុះបណ្តា ទិញយក **associados-** នៃ កីឡាបាល់ទាត់ តារាង **Billiard** - សប្តាហ៍ យុវជន មួយថ្ងៃ ជាមួយនឹងសកម្មភាព នានា - ធ្វើឱ្យទំនាក់ទំនងជាមួយ " មធ្យម " នៅក្នុងគោលបំណងដើម្បី លើកកម្ពស់ សកម្មភាពរបស់ សាលារបស់យើង នេះហើយ ជាពិសេសនៅក្នុង គំនិតផ្តួចផ្តើម របស់ សមាគម សិស្ស។«យើង ពីងផ្នែកលើ ការបោះឆ្នោត របស់អ្នក " បញ្ជី - នេះ គឺជាបញ្ជី របស់សមាគម របស់អ្នក - ផ្តល់ឱ្យ បុរស សម្រាប់យុទ្ធនាការ ចែកចាយ រូបាមអនាម័យ **vocês.na** ដោយ សិស្សនិស្សិតនិង បានរក្សា ទំនាក់ទំនងជាមួយ មណ្ឌលសុខភាព សម្រាប់ កិច្ចពិភាក្សា នាពេល នោះថាមិន ដឹង ហេតុអ្វីបានជាមណ្ឌលសុខភាព និស្សិត ស្នាក់នៅ ថ្នាក់ ចង់ ឯកជនដើម្បី ចូលរួមនៅក្រោម ពាក្យស្លោក យុទ្ធនាការ " ផ្តល់ឱ្យ បុរសសម្រាប់អ្នក ! " " ខាងក្រុម ជំហាន របស់យើង " និងសូម្បីតែ " លេងតន្ត្រី របស់យើង » ជាមួយនឹង ផ្ទាំងរូបភាព ដែល បានគាំទ្រ

គណបក្ស សង្គមនិយម យុទ្ធនាការ នេះដោយផ្តល់ ទីស្នាក់ការកណ្តាល ចុង ចូលរួមចំណែក មួយ ឬ សកម្មប្រយុទ្ធគណបក្ស សន្តិក សកម្មប្រយុទ្ធ ត្រូវបានគេ ចែកចាយ នោះទេប៉ុន្តែ មិនបានមួយ សកម្មប្រយុទ្ធ បានទទួល កម្លាំងនយោបាយ នៃ សមាគម របស់យើង។ ក្នុងនាមជា សម្រាប់គម្រោង ផ្សេងទៀត ក្រុមប្រឹក្សាប្រតិបត្តិ ការ ទិញ កីឡាបាល់ទាត់ តារាង **Billiard** និងទទួលបាន ពាក់កណ្តាល នៃ ដែល ដែល ត្រូវចំណាយ ចំនួន **20** ប្រកួត គ្នាទៅថ្ងៃ សម្ភោធ នេះហើយ ខ្ញុំសូមដកស្រង់ : បន្ទាប់ពីមាន ការបោះឆ្នោត អនុម័តលើ ចុងក្រោយ ខែមករា **14** , ឆ្នាំ **1998** ចន្លោះពី **10** ទៅ **20** ម៉ោង។ ចូលរួមនៅក្នុង បញ្ជី ពីរហើយ ខ ដែលមាន តំណាង ដែលត្រូវបាន កំណត់ នៅក្នុងដំណើរការ កម្មវិធី ដោយចុះឈ្មោះ ដែល ទង្វើ នេះ បានកើតឡើង នៅក្នុងដែនកំណត់ ធម្មតា។ បន្ទាប់ពីការ បញ្ចប់ នៃការ បោះឆ្នោត នេះដែល បានបោះឆ្នោត **740** សិស្ស ដែលយើង បានចាត់ចែង ដើម្បីរាប់ សន្លឹកឆ្នោត។ **Yielding** បានលទ្ធផល ដូចខាងក្រោម: ស ដប់ប្រាំ ការបោះឆ្នោត ការបោះឆ្នោត ដប់ **nulos-** ប្រាំរយ និងបញ្ជី សំឡេងគាំទ្រ ចំនួនប្រាំពីរ **a-** ពីររយ ប្រាំ សន្លឹកឆ្នោត បញ្ជី ខ នេះបើយោងតាម ការបោះឆ្នោត បញ្ជី បានឈ្នះ អ្នកឈ្នះ រួម ក្នុង ការកាន់កាប់ ជុំទី ត្រូវបាន ផ្តល់ដោយសមាគម បានបោះឆ្នោត កាលពីឆ្នាំមុន ដែលថា ការវាយតម្លៃ មួយ ដូចខាងក្រោមនេះ ផ្តល់នូវការ របស់សមាគម ក្នុងការ ទាក់ទងទៅនឹង ផ្នែកសិក្សា ដប់ប្រាំ រយ កៅសិប ប្រាំពីរ។ បន្ទាប់ពីការ ធ្វើបទបង្ហាញ នេះ មិនបង្ហាញ តុល្យភាព ជាវិជ្ជមាន ណាមួយទេ។ ក៏គួរតែ ត្រូវបានកត់សម្គាល់ ថា សមាគម មុន មាននៅក្នុង បេតិកភ័ណ្ឌ របស់ខ្លួន លើក មួយ គណៈរដ្ឋមន្ត្រី ដែកមួយ , កៅអីមួយ , លេងជាកីឡាករបម្រុង ម្នាក់និង ល្បែង អុក ពីរ (មិនពេញលេញ) ទូទៅ ធ្វើផ្សេងទៀត ដើម្បីបន្ថែម សម័យ ដែល បានបញ្ចប់ ទាំងនេះត្រូវបាន គួរ នាទី ឡើងថា បន្ទាប់ពីការ អាននិង អនុម័ត នឹងត្រូវបាន ចុះហត្ថលេខាដោយ សមាជិក មានតួនាទី ។ ថ្ងៃបន្ទាប់ពី យុទ្ធនាការ នេះគឺជា បណ្តឹង អនាមិក ចរាចរ សាលា ដែលជាកន្លែងដែល ខ្ញុំត្រូវបានគេ ដាក់របស់សមាគម ដែល **capone** តោ ស្តេចនិង អាស់ ដោយសារតែ ពេលខ្លះ បានធ្វើឱ្យខ្ញុំ ចូលទៅតាមរយៈ គួរអក្សរ បែបនេះ ក្នុងថ្នាក់ , រឿង នេះគឺមាន ភាពស្មុគស្មាញ ទៅម្ខាង របស់ខ្ញុំ ដែលត្រូវបាន មើលឃើញដោយ ក្រុមប្រឹក្សាប្រតិបត្តិ ផងដែរដូចជាការ ប្រើប្រាស់ នៃការ **hashish** ហើយ បើយោងតាម សាលា ចិត្តវិទ្យា មេរោង នេះនៅចុងបញ្ចប់នៃ ឆ្នាំ **1998** ដើម្បី បើក ការស៊ើបអង្កេត **PSP** ក្រពេញអង្គ និងការ ស៊ើបអង្កេតរបស់ ប៉ូលីសបាន រាយការណ៍ថា មិនមាន ពាក្យបណ្តឹង អនាមិក ដែលខ្ញុំ ជាកូនរបស់ ប្រធាន នៃអង្គជំនុំជម្រះ **Estarreja** នេះ និងជា ប្រធាន នៃបណ្តា ញ ជួញដូរ នេះ។ បាន ជាក់បាទ រួមគ្នា នៅពេលដែលខ្ញុំ បានចូល កន្លែង ប៉ូលីស បានបដិសេធ ការប្រើប្រាស់ និងបាន ព្យាយាមនិង មិនចូលចិត្ត , ចាប់តាំងពី មាន ទំនាក់ទំនង ឬព័ត៌មាន អំពីការ សួរចម្លើយ របស់ខ្ញុំនៅក្នុង ក្រពេញអង្គ ក្រុម ដែល មិនមាន យូរទៅឆ្នាំនេះ នៅលើ ព្រំ ស្ថិតក្រោម មការ សង្ស័យ និងការ ចោទប្រកាន់ នៃការទូទាត់ ដែលមិន ញ៉ាំអាហារពេលល្ងាច ថា អសីលធម៌ ដោយសារតែ វាត្រូវបាន បង់នៅក្នុង ថ្ងៃ ដូចខាង ក្រោម ជាមួយនឹង ការងារ ទី **1** នៃ មិត្តដ៏ល្អបំផុត របស់ខ្ញុំ នៅពេលនោះ បញ្ជី ដែលបាន អនុវត្ត នៅឆ្នាំបន្ទាប់ មានការ ភ័យខ្លាច ថាយើង ធ្វើ មិនបានយើង បានចំណាយ អាហារពេលល្ងាច ដែលត្រូវ បានធ្វើឱ្យ ពាក្យចោមអាកាម ។ នៅថ្ងៃទី **98** ខែមករា ដែលខ្ញុំ បានអញ្ជើញ សម្រាប់ សប្តាហ៍ នៃការអប់រំ នេះ បាននាំ ការចងចាំ របស់ **exa** របស់គាត់។ លោក **Jorge Sampaio** ប្រធានាធិបតីនៃ សាលា រណរដ្ឋ ដែលបាន ត្រៀមទុក រូបថត ជាមួយនឹង ការយកចិត្តទុក នេះ « ក្រុម **Aveiro** ជាពិសេស ទៅនិងមកពី សាលា **fragateiro** លោក **Jose Macedo** ដោយមាន ឱប ជាមិត្ត « សប្តាហ៍ នៃការអប់រំ **24** ខែមករា ឆ្នាំ **1998** - ប្រធានាធិបតីនៃ សាលារណរដ្ឋ នេះ បាន ឈរ អាហារថ្ងៃត្រង់នៅក្នុងសារមន្ទីរ អគ្គិសនី ដែលជាកន្លែងដែល ស្វាគមន៍ លោកប្រធាន

នាធិបតី ។ ឆ្នាំនោះ មកជា ឱកាសដើម្បី ធ្វើការនៅ ឌីស្កូ នៅ **furadouro pildrinha** នោះ មាន ដូចជាការ ក្រឡុកក្រាម មួយ កំសាន្ត ភ្ញៀវ ជាមួយនឹង ដប និងល្បិច បង្ហាញខ្ពស់ ដែល នាំមកនូវ ចាំ បាន រឿង " ទានស្រា **Cocktail** " ជាយប់ មួយនៅពេលដែល ទាំងអស់ លុបចោល ខ្ញុំហើយ ខ្ញុំមាន អារម្មណ៍ថា ឌីស្កូ នេះបាន **flamed** ឡើង ជឿ នេះ សូម្បីតែបន្ទាប់ពី ភ្នាក់ នៅ ពេលដែល ខ្ញុំមាន ទាំងអស់ បោះ ព្រិល **panties** បាន ចេញពី បង្អួច ដែលបាន ធ្លាក់ មកលើ ដំរីត្រ របស់ ហាងកាហ្វេ មួយ ថ្ងៃក្រោយមក គឺ ម្តាយរបស់ មិត្តភក្តិរបស់ អណ្តូងដី មួយដើម្បី វិលត្រឡប់មកវិញ នោ លាង រួចទៅហើយ បាននិយាយថាប្រហែលជា បានធ្លាក់ចុះ ពីស្ថានលើ។ វាជា រឿងធម្មតា ទៅឆឹក **2** ដប មាន ធ្វើកូដកម្ម មួយនៃ **Absinthe** រួមជាមួយនឹង ដៃគូ របស់ខ្ញុំ។ រហូតដល់ ភាគីមួយ ខ្ញុំកំពុង បម្រើ អតិថិជន នៅមុខ ចៅហ្វាយ និងចាប់ផ្តើម ដើម្បីបំពេញ ដីនតា រីករាលដាល រាវ ទាំងអស់នៅលើ ការប្រឆាំង និងត្រូវបាន បណ្តេញចេញ ភ្លាមនៅក្នុងរយៈពេលខ្លី គឺជា អ្នកគ្រប់គ្រង ជាមួយនឹង អតិថិជន ហើយខ្ញុំ បានបំផ្លិក ឱ្យពួកគេ ទាំងពីរនាក់ បាញ់ប្រហារ រីករាលដាល អ្វីគ្រប់យ៉ាងដែល គាត់បាន និយាយថា: ទទួលបាន នៅទីនេះ ! និងទៅ ថ្ងៃនេះ មិនបាន និយាយ បន្ថែមទៀតទៅ បុរសម្នាក់ នេះ។ ខ្ញុំបានចូលរួមក្នុង ពិធីមង្គលការ មួយដែល ជាមិត្តភក្តិ ដ៏ល្អបំផុតរបស់ បងប្រុស ខ្ញុំខ្ញុំ បានជក់បារី ស្មៅ នៅក្នុងបន្ទប់ទឹក ហើយ បាន ស្រវឹង ឱ្យខ្ញុំ ដើម្បីឱ្យ ខ្ញុំបានដាក់ នៅលើតុ ស្បែកជើងមួយ និងបានធ្វើឱ្យ ទូរស័ព្ទ ចល័ត។ យប់ តែងតែ អមដោយ ប្រើប្រាស់ ដីនតា និង **hashish** បានប្រើដើម្បីសរសេរ រូបមន្ត អែងស្តែង នៅលើ សាលានេះ គ្របដណ្តប់ រចារ **1998-1999 monho** - ក្រឡុកក្រាម ជា ប៉ុន្មានខែ ដើម្បីបម្រើ ពែង នៅទីនេះ។ បានដឹងថា **2º periodo** គណបក្ស ចុងក្រោយ ដែលជា ទីក្រុង **Phoenix** ឌីស្កូ ស្របពេល ធម្មតា ដែលគាត់ បានវាយ **900** នាក់នៅក្នុង ផ្កាឈូក **monho** ដំបូង វាយ **700** នាក់ដែល ប្រឆាំងនឹង ជិត **200** នាក់ ផ្សេងទៀតនៅក្នុង គណបក្ស គួបប្រជែង ដែលត្រូវបាន ទទួលបានភាពជោគជ័យ មួយ។ បន្ទាប់ពី គណបក្សនេះ បានយក ទាំងអស់ សមាគម បរិភោគអាហារ នៃធាតុ ចេញ បង់ ម្ចាស់ អាហារពេលល្ងាច **monho** មិន ផ្តល់ឱ្យ នេះ, មិនមាន លុយ ច្រើនទៀតសម្រាប់ គណបក្ស នេះ។ ឆ្នាំនេះខ្ញុំ បានចាប់ផ្តើម បញ្ចុះតម្លៃ បុគ្គលិក របស់ខ្ញុំ ដែលជា កម្មករ រោងចក្រ **Philips** ដែលជាកន្លែងដែល ខ្ញុំបានធ្វើការ ពីរខែ ដល់ជិត ពីរសប្តាហ៍ នៃការ អវត្តមាន ។ ដោយ បន្ទាប់មក ទទួលបាននៅក្នុង **Uniteca / Quimigal** ការងារ។ បានទៅ ក្រឡុកក្រាម / កំសាន្ត ជាមួយនឹង ល្បិច បង្ហាញខ្ពស់ពី ខ្ញុំនៅក្នុង ឌីស្កូ **dacasca** គឺមាន នៅទីនេះដែល ប្រើប្រាស់ " ឧបករណ៍ **Tablet** " លើកដំបូងរបស់ខ្ញុំ បែកបាក់ ជាពីរ ហើយបាន នៅថ្ងៃ ផ្សេងគ្នា តង់ ហាក់ដូចជា ថាមិនមានអ្វី ដែលខ្ញុំបានធ្វើ គឺដើម្បី ល្បឿន រាងកាយ ឧទាហរណ៍ **defoliate** ទស្សនាវដ្តី ទាំងមូល និងមិន បានអាន អ្វីទាំងអស់ ឬទទួលបាន ផ្ទះ ហើយបានដាក់ តន្ត្រីនិង ការទទួលបាន ដើម្បី រក្សា ល្បឿន ។ វាជា បទពិសោធន៍ លើកដំបូងនិង តែមួយគត់ របស់ពួកគេ។ នៅក្នុង ឌីស្កូ **dacasca** ទំនាក់ទំនង និងសន្តិសុខ សាធារណៈ នៅពេលដែលខ្ញុំ បានទៅ រកមើល សម្រាប់ថ្ងៃ នៃការងារ ផ្សេងទៀត បានប្រាប់ខ្ញុំ ថាខ្ញុំ កាលពីម្សិលមិញ ជាមួយនឹង ដបនិង បង្ហាញខ្ពស់ពី របស់ខ្ញុំ បាន វាយក្បាល របស់ អតិថិជន ដែលបានទៅ មន្ទីរពេទ្យ ចាកចេញ ព័ត៌មាននៅក្នុងកាសែត បន្ទាប់ពីការទាំងអស់ នេះវា ជាការ កុហក ទាំងអស់ ហើយខ្ញុំ បានជឿ។ ចំពោះ ការពន្យារពេល បី ម៉ោងក្នុងមួយ ខ្ញុំបាននៅ ជាមួយនឹង មិត្តស្រី ទទួលបាននៅទីនោះ ហើយ ខ្ញុំត្រូវបាន ជំនួសដោយ ជ្រើសរើស ដីនតា និងបាញ់ នៅនឹងកន្លែង។ បើក រចារ ថ្មីនៅ **Estarreja** ខ្ញុំបាន ក្នុងឆ្នាំ **1998/99** ថាជា វីរបុរស ក្រឡុកក្រាម / **doorman** របស់រចារ មួយ យប់ ទាំងនោះ ផ្តល់ប្រាក់កម្ចី សៀវភៅមួយ អំពី " ទ្វារ " និង ស្លាប់ " អាមេរិក " ត្រូវបានគេ

ប្រមូលដោយ បណ្តុះបណ្តា គាត់និង សៀវភៅ របស់ខ្ញុំខ្ញុំបានមក ដើម្បីធ្វើឱ្យ ដាក់ប្រាក់ ចំនួន \$ 100 ដើម្បីអាច បង្កើន 1000 ដុល្លារ . . . សម្រាប់ រយៈពេលពីរឆ្នាំ ដែលជា អ្នកយាមទ្វារជាដើម និងសូម្បីតែ ជាមួយនឹង ម៉ូតូ ឆេះ ទ្វារ ប្រុងសាំង នេះ, ប៉ុន្តែ មិនដែល រងការ រចំអកឬ ពាក់ព័ន្ធនឹង នរណាម្នាក់។ រៀបចំ ឆ្នាំថ្មី មួយរបស់ នាងអេវ៉ា 1998/1999 នៅក្នុង វីរុស អង្គការ បារ និង មិត្តភក្តិ **Faíska** ហៅ មិត្តភក្តិ ទាំងអស់សម្រាប់ ឆ្នាំថ្មី ។ **Mando** ភ្ញៀវ ទាំងអស់ ចាកចេញពី បារ មុនពេល ពាក់កណ្តាល ទីបំផុត ចេញពី បារ ហើយនិង ឆ្នាំថ្មីខ្ញុំបាន ចូលទៅ បារ ថ្មី ក្រពេញអូដ ដែលជាកន្លែងដែល ខ្ញុំត្រូវបាន វាយដំ ដោយ ការផ្សាយពាណិជ្ជកម្ម នៅក្នុង ការបង្កើត ព្រឹត្តិការណ៍ មួយទៀត ដែលបាន ដាក់ ពាក្យបណ្តឹង ជាមួយនឹង ក្រុមប្រឹក្សា ហើយ ពួកគេបាន ចូលទៅក្នុង បារ មួយនៅក្នុងការ ដែលពួកគេត្រូវ បានគេប្រាប់ថា បានដើរ ចេញពី បានកោហបារី នៅខាងក្នុង , កុហក សុទ្ធាខ្ញុំបាន ចូលទៅកាន់ ព្រះរាជអាជ្ញា នោះទេប៉ុន្តែ ខ្ញុំមិនបាន តាមដាន ករណីនេះសម្រាប់ ការខ្វះខាតនៃ សាក្សី នោះទេ។ នៅថ្ងៃ ចូលឆ្នាំថ្មី អេវ៉ា 98/99 - វីរុស នៃបារ **AV ។ Salreu Estarreja Viscount** ដិះ កម្មវិធីមួយ ដែលក្នុងនោះ : ការ និយាយស្តី ចំនួន 12 នៅយប់ មួយ [និងថ្ងៃ] ... **DJ** មាន នៅលើ ការត្រួតពិនិត្យ **DJ** ភ្ញៀវ រស់នៅ **SergiusVicky** និង អនាមិក ។ នៅ ពាក់កណ្តាល នៃគណបក្ស នេះនិង ដើម្បី ស្លៀកពាក់ ឱ្យខ្ញុំ ត្រឡប់ទៅផ្ទះ ទៅកាន់បក្ស និងមិត្តភក្តិ របស់ខ្ញុំបាន បង្ហាញឡើង , ដាក់ចេញ អតិថិជន ទាំងអស់ នៃបារ ដែលជាកន្លែងដែល គាត់បាន គឺថា អ្នកលីសេង យប់ ចុងឆ្នាំ នេះ។ នៅក្នុងការគិត បានដាក់ ចូលទៅក្នុងសំណួរ លំដាប់ អក្ខរក្រម នេះនិងបាន មកដើម្បីគិត ថា **AB** ឬ អ័ប្បា ត្រូវបានគេ ណាស់ ពេលខាងមុខ នេះខ្ញុំគិតថា ការបង្កើត ប្រព័ន្ធ សន្តិសុខមួយ ក្នុងចំណោមបុរស ប្រភេទ ញាក់កែវ ឬ ប៉ះ និងមានអារម្មណ៍ គ្នាទៅវិញទៅមក និងការ ដើរក្នុង ល្បឿនលឿន ទាំងអស់ ទៅមើលនោះគឺជា ការអាក្រក់ ឬការអង្កេត និងការ ជំនួយ។ អង្គការហ្គាំមើល ទូរទស្សន៍ ហើយខ្ញុំគិតថា បាត់កថា មានផ្ទុក សារ ក្នុងគំនិត របស់ខ្ញុំ ដែលខ្ញុំ មើលឃើញ **ftv** គាត់នែល នេះហើយ ខ្ញុំគិតថា ថ្ងៃនោះ នឹងទទួល រងរង់ចាំបែប ខ្ញុំបាន គិតថា នៅពេលដែល ត្រូវបាន បរិភោគ សរីរាង្គ របស់មនុស្ស និងជា ហាង អាហារ មួយដើម្បី គឺទូរទស្សន៍ ថ្ងៃដែល គិតថា កញ្ចក់ ដែលខូច នៅ តាមចិញ្ចើមផ្លូវ ត្រូវបានគេ ត្រូវបាន មើល ខ្សែភាពយន្ត ឆក់យក / ជ្រូក និងពេជ្រ ក្នុងខ្សែភាពយន្ត នៅ **Aveiro** នៅពេលដែល ខ្ញុំគិតថា នេះគឺ តារាសម្តែង ខ្សែភាពយន្ត នេះ , ចាប់ផ្តើម ដើម្បីយក ស្បែកជើង របស់ពួកគេនិង ការទទួលបាន នៅក្នុងនិង ចេញពី ភាពយន្ត នោះវាគឺ ជាខ្សែភាពយន្ត របស់ខ្ញុំ។ នៅ **Estarreja** រត់ សេរីភាព ចុងក្រោយ ដើម្បីធ្វើសកម្មភាព នៅជិត ទន្លេនិង គិតពីការ កើនឡើង ដល់ទៅ ដើមលើ រាងកាយ ពាក់កណ្តាល **metho** ក្នុងទន្លេ ហើយខ្ញុំ គិតថាខ្ញុំ ទេពកោសល្យ និងជា បុរស នោះ។ ប្រធានាធិបតីនៃ សាធារណរដ្ឋ នេះត្រូវបានគេ សង្កេតឃើញ ខ្ញុំថា ខ្ញុំមាន ទំនាក់ទំនង ជាមួយនឹង សត្វគោ ត្រូវបានគេ **grazing** និងការព្យាយាម ដើម្បីទាក់ទង ទៅនឹង គំនិត របស់ខ្ញុំខ្ញុំគិតថា ពួកគេមាន ឱ្យខ្ញុំ លួច គំនិតនិង ធ្វើឱ្យខ្ញុំ ចង់ធ្វើ ឱ្យគ្រោះថ្នាក់ នោះខ្ញុំ ចាប់ផ្តើម មានអារម្មណ៍ថាមាន រឿង ចម្លែក ដើម្បី ដាច់ដោយឡែកពី ខ្ញុំ , បានធ្វើ អ្វីដែលដូចជា បង្វិល បន្ទប់ ទាំងមូល អានសៀវភៅ ចិត្តសាស្ត្រ ដើម្បីព្យាយាម យល់ពីអ្វីដែល បានកើតឡើង ចំពោះខ្ញុំខ្ញុំ ចាប់ផ្តើម, **delusions delirious** នៃការ ធ្វើទុក្ខបុកម្នេញ ឬថា គាត់ត្រូវបានគេ កំពុងត្រូវបាន មើល និងគ្រប់គ្រង ដោយ ទូរទស្សន៍ឬ នៅក្នុងកាសែត នៃថ្ងៃ នោះ មកដើម្បី គិតថា ឪពុកខ្ញុំ នឹងទិញ បារ មួយដែល ខ្ញុំ, ហើយវាគឺ ធំជាងគេបំផុត នៅលើពិភពលោក បានធ្វើ តែរឿង ចម្លែក នាំមុខគេឪពុកម្តាយរបស់ខ្ញុំ ដើម្បីឱ្យមាន ការព្រួយបារម្ភ យ៉ាងខ្លាំង

ឯនៅក្នុង **hubbub** ទូទៅនេះ មាននរណាម្នាក់ បានហៅ **GNR** និង ពន្លត់អគ្គិភ័យ នៅតែ ដឹក ខ្ញុំទៅ មន្ទីរពេទ្យ ដែល បានរត់ ម៉ោង តាមយថាភូ ដើរ រហូតដល់ពេល ដែលខ្ញុំ បានរកឃើញដោយ ក្រុមយោធា របស់ **GNR** ដែលបាន ប្រាប់ ខ្ញុំថា : « យើងត្រូវបានគេ គ្រាន់តែស្វែងរក អ្នក " នេះខ្ញុំត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ នៅ **Aveiro** , ជាបន្តបន្ទាប់ ដើម្បី សង្គ្រោះបន្ទាន់ ជំងឺសរសៃប្រសាទ **Coimbra** ។ ថតដោយ ក្រុមពន្លត់អគ្គិភ័យ បានចងភ្ជាប់ ទៅនឹង **gurney** បន្ទាប់ពីការ សន្ទនា ខ្ញុំគិត ខ្ញុំនឹងយក ការចាក់ថ្នាំ មួយ ហើយខ្ញុំនឹង មានជាមួយ ក្មេងស្រី បន្ទាប់ពី បានពិគ្រោះយោបល់ជាមួយ ប្រមុខនៃ ចិត្តសាស្ត្រ មួយ ប៉ុន្តែបានតែ បានយក ការចាក់ថ្នាំ នេះ ... នៅពេលដែលខ្ញុំ ភ្ញាក់ឡើង ខ្ញុំនៅក្នុង បន្ទប់ នៃ រូង ចិត្ត មួយ! ? រត់គេច , ខ្ញុំបានយក ឡានតាក់ស៊ី មួយហើយ បានទៅ **Coimbra** ដែលជាកន្លែងដែល **Estarreja** បានឱ្យដឹងថា អ្នកបើកបរ តាក់ស៊ី ដើម្បី រង់ចាំ និងបាន ព្រមាន ម្តាយរបស់ខ្ញុំ ... នៅថ្ងៃបន្ទាប់ ខ្ញុំមាន ការលំអៀង ក្នុងការទទួលយក ថ្នាំ ព្យាបាលចិត្តសាស្ត្រ ដែលបានធ្វើដោយ មិនដឹងថា វាគឺជា គោលបំណង ដើម្បីឱ្យមាន អារម្មណ៍ អាក្រក់មួយ ដោយស្ទើរនឹងនាំ ខ្ញុំទៅ មន្ទីរពេទ្យ ស្នាក់នៅ លើសពី 20 ថ្ងៃ ក្រោមប្រព័ន្ធ រាំងស្ងួត រាងកាយ ដែលត្រូវបាន ចងជាមួយ ខ្សែក្រវ៉ាត់មួយ ទៅ លើជើង ! នៅ **Estarreja** ស្ថាគមន៍ **intermarche** នេះ ហាក់ដូចជាខ្ញុំ អញ្ជើញ ឱ្យចូលទៅ ក្នុងផ្ទះ ជិតខាង មួយ ដែលខ្ញុំបានមក ចូលទៅក្នុង សួនច្បារ គិតថា ពួកគេថា ខ្ញុំជា ចោរចូលលួច និងសូម្បីតែ គ្រប់គ្រងដើម្បី ធ្វើឱ្យ ពាក្យបណ្តឹង ប៉ុន្តែបន្ទាប់ពី **GNR** បាននិយាយថា គាត់ត្រូវបានគេ សូម្បី តែស្វែងរក ខ្ញុំហើយ បាននាំខ្ញុំទៅមន្ទីរពេទ្យ។

មាន ការចាកចេញ ជាការ ប្រៀបធៀប ទៅនឹង ការរញ្ជួយដី នៅក្នុងជីវិត ក្នុងសង្គម មួយដែល ការ ធ្លាក់ចុះ នៅក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ , ខ្ញុំបាន មក ដើម្បីឱ្យមានការ ភ័យខ្លាច ដូចជា : ចូលទៅកាន់ ហាងកាហ្វេ នោះ បារម្ភថា ពែង នេះបាន ធ្លាក់ចុះ ហើយមនុស្ស អត្ថាធិប្បាយ លើឈ្មោះ របស់ខ្ញុំ។

តើធ្វើដូចម្តេច **3ºescriturário** ក្នុងឆ្នាំ 1999 គឺជា ការចែក សំបុត្រ និងការ ចុះបញ្ជី អាជ្ញាប័ណ្ណ នៅឯ សក់ **descolorei** ពេលវេលា, ការចែកចាយ រថយន្ត ម៉ែ ដោយគ្មាន លិខិត សូម្បីតែ មាន ក្នុង បរិវេណនៃ រោងចក្រ ដែលជាកន្លែងដែល វាត្រូវបានគេ ធ្វើដំណើរ នៅ 30 គីឡូម៉ែត្រ / ម៉ោង នេះ ចង់ មានអារម្មណ៍ថា នេះជាលើកដំបូង រថយន្តមួយការទទួលយក ការមាន គ្រោះថ្នាក់ ចាកចេញពី កាង ហើយ សូម្បីតែ មានការ បង្ហាញអំពីភាពត្រឹមត្រូវ ។

ខ្ញុំមិនបាន ដេក ទេព្រោះវា មិនចង់ ដេក ខ្ញុំចង់ ទៅរស់នៅ ទីនេះ ជា ឧបសគ្គ ដែលរក្សា ឱ្យខ្ញុំ ភ្ញាក់ ខ្ញុំនឹង ប្រឈមមុខ នឹងការ វាជាមួយ ការគេងមិនលក់ បាន។

ខ្ញុំបាន ចុះឈ្មោះចូលរៀន នៅ សាលា លោក **Luis** ដី **Camoes** ពីរទុយហ្គាល់ បានបញ្ជាឱ្យ ស្មើគ្នា នៃតម្លៃ 11 និង ផ្លូវ នេះ រិញ ដោយ គ្រឿង ឥណទាន នៃការអប់រំ មធ្យមសិក្សា ។ សេចក្តីថ្លែងការណ៍ **Ipj** , អនុវត្ត មុខងារ អ្នកជីវចល

ព័ត៌មានដូចជា អាហារូបករណ៍ ពី 01 ខែមីនា ឆ្នាំ 1999 ទៅ 5 ខែកុម្ភៈ ឆ្នាំ 2000 បានទៅ សាលារៀន ដើម្បីផ្សព្វផ្សាយ ឥរិយាបថ សុខភាពសម្រាប់ យុវជន។ ខ្ញុំចាប់ផ្តើម មើលឃើញ រូបភាពអាសអាភាស អនឡាញ និងមាន ការទំនាក់ទំនងជាមួយ ការដៃកាំសាន ។ «នៅក្នុង ការអនុវត្តនៃ តួនាទី របស់ខ្លួន គឺមាន ការចាប់អារម្មណ៍ និង ថាមវន្ត លេង យ៉ាងពេញលេញ ភារកិច្ច របស់ពួកគេ ជាពិសេស អ្នកប្រើប្រាស់ សេវានេះ , ផ្សព្វផ្សាយ ព័ត៌មាន នៃការចាប់អារម្មណ៍ ទៅមនុស្ស វ័យក្មេង ធ្វើឱ្យទាន់សម័យ នៃការគាំទ្រ ព័ត៌មាននិង ទំនាក់ទំនង ជាមួយវិទ្យាស្ថាន ពីរទុយហ្គាល់ ន យុវជន» Aveiro ខែមីនា 09 , 2000 ខ្ញុំបានទៅ Tenerife តែម្នាក់ឯង នៅក្នុងថ្ងៃចុងក្រោយនេះ នឹងចាប់ផ្តើម គិតអំពី ស្ត្រីម្នាក់ នៃជីវិតរបស់ខ្ញុំ ហើយខ្ញុំ បានសរសេរ 3 សន្លឹក ដែលមានឈ្មោះ របស់ Raquel Mamede នេះ - Bombarral ពីរទុយហ្គាល់ និងថ្ងៃ ចុងក្រោយនេះ ខ្ញុំបានទទួល ការហៅ ទូរស័ព្ទមួយ នៅ bayou របស់នាង ក្លែងធ្វើ អាក្រក់មួយដែលអាចប្រើ រួមជាមួយនឹង មិត្តស្រី នៅពេល មួយដែលខ្ញុំ នឹងមាន ផ្ទះល្វែង បាននៅជាមួយ raquel និងបាន ចំណាយពេលពីរម៉ោង ខ្ញុំបានរកឃើញ ខ្លួនឯង ជាមួយនឹង អតីត នោះ។ មិត្តស្រី ដើម្បីដាក់ ស្លាបប្រា ថែរ មួយនៅក្នុង កណ្តឹង និងការ មើលឃើញ មិត្តភក្តិរបស់ អណ្តូងដី មួយបាន លោត ពី យំរ មួយទៅ ផ្សេងទៀត ព្រមាន ខ្ញុំ អតីត នោះទេ។ ចាប់តាំងពី គ្រាដ៏ កន្លងមក នាងបាន កើនឡើង ផងដែរ និងបានមក ដល់ខ្ញុំ ខ្ញុំបានរត់ទៅ ក្នុងបន្ទប់ នៃផ្ទះល្វែង នោះហើយ លាក់ទុក ខ្ញុំឱ្យ នៅក្រោម សន្លឹក របស់ មិត្ត ដ៏ល្អបំផុត របស់ខ្ញុំ នៅពេលនោះ ហើយនាងបាន សួរថាតើ មានការ Filip ហើយខ្ញុំ បានចាកចេញពី សន្លឹក និងបាននិយាយថា she'm នៅទីនេះរត់ចេញខ្លួនពី ផ្ទះល្វែង ដែលខ្ញុំបាន ដេញ តាមរយៈការ តាមដងផ្លូវ កើតឡើង ដែលអ្នកបាន រៀបចំដើម្បី ទទួលបាន ដើម្បី បន្ថយការ របស់នាង ចុះ។ ខ្ញុំអាច វិទ្យាល័យ សញ្ញាប័ត្រ 1999/2000 បេក្ខជន ជាមួយនឹងការ រៀនថ្នាក់ទី ចុងក្រោយនៃការ ទទួលបាន 16 ពិន្ទុ - ក្រពេញអង្គ ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2000 បាន ស្តេន នៅក្នុងតំបន់ដែល រំពឹងទុក នេះ បានចាកចេញពី ពាក់កណ្តាល ហើយបន្ទាប់មក បានចេញទៅក្រៅ នៅទី បញ្ចប់ ការផ្តល់ គ្រូបង្រៀន មួយផ្សេងទៀត បានចំណាយពេល ពីរថ្ងៃ ទៅកាន់ របស់អ្នកការិយាល័យ សុំ ទោស សម្រាប់ការខ្វះ ភាពស្មោះត្រង់ នេះបានធ្វើឱ្យ គ្រូ ពិនិត្យ បន្ថែមទៀតនិង ផ្តល់ ចំណាំ 20 ពិន្ទុ អតិបរមាសម្រាប់ គ្រូ ធម្មតា គឺមាន 16 ពិន្ទុខ្ញុំបានទទួល កំណត់ត្រា នេះពី 11 ទៅ ពីរទុយហ្គាល់ ភាសាអង់គ្លេសទៅ 15 15 ទៅ បារាំង, 17 តំបន់ដែល រំពឹង ទុក , 18 ទៅ 18 ទស្សនវិជ្ជា និងវិទ្យាសាស្ត្រ កុំព្យូទ័រ , ការចម្លង ក្នុង ការប្រឡង ដូច្នោះ ការទទួលបាន ឆ្លងផុត វគ្គនេះ ។ ខណៈពេលដែល កំពុងសិក្សា បម្រើការងារនៅក្នុង ពាក់កណ្តាល ព្រះច័ន្ទ យាងទៅ សណ្ឋាគារ ជាផ្លូវការ ជាមួយនឹង ប្រភេទ ដែលមានជំនាញវិជ្ជាជីវៈ នៃ " ការទទួលស្វាគមន៍ សិក្ខាកាម ឆ្នាំទី 2 " ចាប់តាំងពី ថ្ងៃ ទី 8 ខែកុម្ភៈ ឆ្នាំ 2000 នេះរហូតដល់ ខែឧសភា 31 , 2000 « ចំណេះដឹង ដែលទទួលបាន នៅក្នុងសណ្ឋាគារ នៅក្នុងការ ទទួលស្វាគមន៍ ផ្នែក នេះ / concierge និងរបារ ។ បង្ហាញ ពេញមួយ រយៈពេល សមត្ថភាព ដ៏អស្ចារ្យនេះ រៀន មិនធម្មតា យកចិត្តទុកដាក់ និងយល់ពី ការទទួលខុសត្រូវ ។ យើង អាចរកបាន និងការ សរសើរ ទំនាក់ទំនង របស់អ្នកជាមួយ យើងទាំងអស់ របស់អ្នក។ Ovar 28/07 / 00.aqui ដេក នៅក្នុងបន្ទប់ សណ្ឋាគារនេះ មាន ភាគី នៅវេលានិង បានទៅ អាងទឹក ក្នុង ការអនុវត្តនៃ នៃអ្នកដែល ទទួលខុសត្រូវ នោះទេ។ មាន កិច្ចដំណើរការនីតិវិធី វិន័យ សម្រាប់ វាយប្រហារ នៅលើ របារ មិត្ត ព្រោះនេះ ធ្វើឱ្យខ្ញុំ មានអារម្មណ៍ ថយចុះ ដោយសារតែគាត់ បានដឹង ថាគាត់ ត្រូវបានគេ បញ្ជូនទៅមន្ទីរពេទ្យ ក្នុង ចិត្តសាស្ត្រ ។ បន្ទាប់

មកខ្ញុំ បានទៅ ទីក្រុង **Lisbon** និងទទួលបាន ការងារ ជាបុគ្គលិក រាប់ក្នុង ហាងការហ្វេ នៅក្នុងមជ្ឈមណ្ឌល ផ្សារទំនើប នេះ គឺ **imaviz** ឆ្នាំ **2000** មាន ទំលាប់ នៃការ ចូលរួមក្នុង ក្លឹបភាគី នៅក្នុងមជ្ឈមណ្ឌល ផ្សារទំនើប ដែលជាកន្លែងដែល នាងបាន រាំ រហូតដល់ការ **wee** ម៉ោង មួយដែល នឹកស្មានថា ខ្លួនខ្ញុំ នេះ ជាអ្នករាំ ដ៏ល្អបំផុត នៅពេលដែល មាន ជាមួយនឹងដប មួយដែល ខ្ញុំ បាន **popper'so** ដែលបាន ស្រូប មុនពេលចូលទៅ ការងារ ដូចជា ក្លឹន និងមើលទៅ លើមេឃ នៅខាងមុខ សណ្ឋាគារ **Sheraton** នេះ ដប នេះគឺជា បទពិសោធ លើកទី **2** របស់ខ្ញុំជាមួយនឹង សារធាតុគីមី នោះទេប៉ុន្តែ បានត្រលប់ ទៅ ធ្វើវា មិនមាន ទៀតទេ ខ្ញុំបានព្យាយាម នេះនៅក្នុង ជីវិតរបស់ខ្ញុំ។បានចូលរួមក្នុង ពិព័រណ៍ បុគ្គលិក **Estarreja** ឆ្នាំ **2001** - **Shrovetide** ឬ អ៊ីស្រា: **!Shrovetide** ឬ អ៊ីស្រា: **!**សាលាក្រុង សេចក្តីប្រកាសនៃ ក្រពេញអូដ៍ - ផ្នែក វប្បធម៌ បណ្តាលយ និង បេតិកភ័ណ្ឌ ប្រវត្តិសាស្ត្រ។វាត្រូវបាន ប្រកាស ថាគាត់កាន់ តំណែងជា ជំនួយការ រដ្ឋបាល មួយ នៅលើមូលដ្ឋាន កិច្ចសន្យាសម្រាប់ រយៈពេល កំណត់ **6** ខែសីហា ឆ្នាំ **2001** ដល់ ថ្ងៃទី **30** ខែឧសភា ឆ្នាំ **2002** ក្នុងការ ផ្តល់សេវា បំរើអតិថិជន ទៅ បណ្តា ល័យ ក្រុង នៃ ក្រពេញអូដ៍ និងសារមន្ទីរ កីឡាករ **Julio Dini** - ផ្ទះមួយ **Ovarense** "ដែល បានធ្វើឱ្យ អារម្មណ៍ ដ៏ អស្ចារ្យនៃការ ទទួលខុសត្រូវនិង ការប្តេជ្ញាចិត្ត " មាន ឯកសារ បណ្តាលយ និងបានធ្វើឱ្យ បាត់ ការចុះឈ្មោះ នៃ " ករណី គ្មានសង្ឃឹម >> ឆ្នាំ **2001** - មន្ទីរពេទ្យ **GNR** រវាង **Leiria Leiria** និងការ ប្រយុទ្ធភ្នា គឺមាន ពាក្យបណ្តឹង ដោយ វិទ្យុ នៃកម្មវិធីបញ្ហា រថយន្ត មួយ ដែល នឹង រំខានដល់ ការឆ្លងកាត់ **BT** ត្រូវបានគេហៅ ទៅ កន្លែងកើតហេតុ បន្ទាប់ពី **rebocarem** រថយន្តបាន និយាយថាមាន ការពិន័យ ទេ ពង្រឹង ការហៅទូរស័ព្ទ និងនាំ ខ្ញុំទៅ មន្ទីរពេទ្យ ក្នុង **Leiria** ដាក់ខ្លោះ ។នៅ **Caldas** ដា មហាក្សត្រី គិតថា មើលឃើញ អ្នកលបបាញ់ និងមនុស្ស ដែលបានមើល បង្អួច **26/11** ដល់ទៅ **07/12** ឆ្នាំ **2000** នៅមន្ទីរពេទ្យ កុមារ យ។នេះ **Pedro** ឆ្នាំ **2001** - ខ្ញុំ បានទទួល លិខិត ដោយ ស្វាគមន៍ **DGV** ជាមួយនឹង រថយន្ត នោះទេ ប៉ុន្តែមាន លិខិត នោះទេហើយ មិនដែល ត្រឡប់ទៅ នាំឱ្យ ទទួលបាន លិខិត ពីតុលាការ **penalizing** ខ្ញុំជាមួយនឹង ការផាកពិន័យ ការរំលោភ ដ៏ធ្ងន់ធ្ងរ ខ្លាំងណាស់ (ជាអប្បបរមា ទេ) រយៈពេល ការលុបចោល **30** ថ្ងៃ យកលិខិត **DGV** នោះគឺ ជាមួយនឹង នាងហើយបាន និយាយថា ដើម្បីយក ផ្សេងទៀត ដោយសារតែ ច្បាប់ ដើម្បីជា ការប្រព្រឹត្ត ទៅ តិចជាង **2** ឆ្នាំមកហើយ នោះ។ខ្ញុំ រមៀល បន្តបន្តិច ការគិត របស់ខ្ញុំ ដែលមាន ការងារ ថត ខ្ញុំហើយ ថាគាត់ កំពុងត្រូវបាន មើល ដោយ អ្នកស៊ើបការណ៍ ។នៅ **Leiria** គិតថា ប្តូរលិខិតអន្តរជាតិ បានធ្វើដំណើរទៅ ធ្វើការជាមួយ ខ្ញុំ, ចាប់តាំងពីខ្ញុំ បានដាក់ **5.01** ភាគរយ។សាំងនិង បង់ **5 €** រកឃើញ ថាលោកបាន រកឃើញ រូបមន្ត ដើម្បីឈ្នះ និងក្លាយជា សេដ្ឋី មួយនៅ ថ្ងៃនោះ ខ្ញុំបានគិតថា ខ្ញុំមាន ធារកម្ម របស់រុស្ស៊ី នៅក្រោម រថយន្ត។ខ្ញុំគិតថាខ្ញុំ វេទមន្ត ហើយខ្ញុំ គ្រប់គ្រង ឡាន ជាមួយនឹង គំនិតនិង ខួរក្បាល ស្អិតជាប់ជាមួយនឹង ម៉ាស៊ីន រថយន្ត នេះទៅ ជាមួយ ការបង្វិល ថេរ ដែលមិនធ្លាប់មាន ដែល ធ្វើឱ្យខ្ញុំ ផ្សងព្រេង ពាក់កណ្តាល នៃផ្លូវ មួយនៅក្នុង ខោ មួយដែលមាន គ្រាប់បាល់ លោត ចូលទៅក្នុង គ្រាប់បាល់ ក្នុងការផ្សងព្រេង នេះ គឺចាប់ផ្តើម នៅក្នុង ដំណោះស្រាយ ការធ្វើតេស្ត មហាក្សត្រី និង បុកដី នៅមុខ តុលាការហើយ បានឡើងទៅ ដំបូលផ្ទះ របស់គាត់។ខ្ញុំបានឈប់ ដោយពាក្យបញ្ហា កងពលតូច **GNR** នៃ **B5** ចាត់ទុកថាជា តំបន់ នៃការ **Coimbra** និង **Aveiro** បាន ចាប់ផ្តើម ឱ្យមាន ការខិតខំប្រើ

ងប្រែប្រួល នៃគំនិត និងកាសែត ភ្នំ នៅក្នុងរថយន្ត ដែលកំពុងត្រូវបាន សណ្តែងចេញ ដោយ លំដាប់នៃ **BT Leiria** ។សេចក្តីថ្លែងការណ៍

Liscont - ប្រតិបត្តិករ ក្នុងគំនិត ធ្វើការជាមួយ ប្រភេទ អនុវត្ត រដ្ឋបាល ។ក្នុងអំឡុងពេល ដែលខ្ញុំនឹង ដេក នៅលើ បង្គន់ នៅ

Liscont នេះខ្ញុំ មាន រយៈពេលពីរខែ ដោយមិនមាន ការជក់បារី **hashish** ហើយនៅពេលដែល ខ្ញុំត្រឡប់មក វា ឈឺចាប់ ក្បាល

លខ្ញុំ ចាប់ផ្តើម មានបញ្ហា ជាមួយនឹង ការចាកចេញ នៅដើម **Liscont** សេចក្តីស្រឡាញ់ យ៉ាងជ្រាលជ្រៅ សេចក្តីស្រឡាញ់ បានរង ក្រែកបា

នគេ បំភ្លេចចោល ផងដែរ មានអារម្មណ៍ថា ពាក់កណ្តាល បាត បានបាត់បង់ ការប្រើចិត្តនិងការ រស់នៅ។ការធ្វើដំណើរ នៅក្រោម ពពក ហោះ នៅ

ក្រោមការ បាននៅក្នុង ភព ភពព្រះអង្គរ និង **Jupiter** នៅលើ ភពព្រះអង្គរ ស្ថានសួគ៌នោះ ខ្ញុំបានសម្រេចចិត្ត ទៅ ស្រឡាញ់អ្នក និង

Jupiter បានធ្វើ អ្នកមាន នៅទីនេះគឺ ជា របស់ខ្ញុំ ហោះហើរពី ភពផែនដី ទៅកាន់ បីច ភពផែនដី មានកម្លាំង , មាន ថាមពល, មាន

សេចក្តីអំណរ គឺអ្វីដែលបាន សម្តែងនូវ សេចក្តីស្រឡាញ់ នៅក្នុងរាង ផ្កា។ព្រះអាទិត្យ មាន កម្លាំង នេះ បានផ្លាស់ប្តូរ ដូច ផ្កាឈូករត្ន បាន ស្ម័គ្រចិត្ត

ក្នុង ការខិតខំប្រឹងប្រែង ឥតឈប់ឈរ នៃការដុត អ្វីមួយ គឺជា ក្តីសុបិន្ត មួយ សមិទ្ធិផល ជា គោលដៅមួយ , អ្វីគ្រប់យ៉ាង ជាមួយនឹង ចំណង់

ចំណូលចិត្ត , ដោយគ្មាន វិមាត្រ ដ៏អស្ចារ្យ , ដ៏អស្ចារ្យ ខ្លី ពេញដោយក្តីស្រឡាញ់ ខ្លាំងណាស់។ខ្ញុំមើលតាមបង្អួច ខ្ញុំបាន កត់សម្គាល់ឃើញ នៅ

លើផ្នែក បានចំណាយ ស្តេន មើលទៅ ច្រើន នៅពេលខាងមុខ ខ្ញុំបានឃើញ ផ្កាយ របស់អ្នក គឺ **shimmering** ដ៏អស្ចារ្យ មើលទៅ

ខ្ញុំបានឃើញ ព្រះច័ន្ទ គឺ អណ្តូងដី ហើយជារបស់អ្នក គឺ ទេសភាព , ការធ្វើដំណើរ មួយ តាមរយៈ អ្នក ធ្វើដំណើរ នៅលើដី និងក្រោមសមុទ្រ

បន្ទាប់មក អ្នក យកឈ្នះ យើង បានធ្វើដំណើរ នៅលើ ដីនិង នៅក្រោម សមុទ្រ នេះគឺ គ្រាន់តែជាការ ពន្លឺព្រះច័ន្ទ នេះ។មាន បំណង ថា ចង់

ចង់ , ក្តីស្រឡាញ់, ការគិត , អារម្មណ៍ ។ខ្ញុំបាន ខកខាន អ្នកនិង ត្រូវបាន ចង់ មានអ្នក នៅទីនេះ មានបំណងចង់ កិច្ចប្រជុំនេះ ស្រឡាញ់អ្នក

តែងតែ គិត អ្នកនិង មានអារម្មណ៍ថាមាន វត្តមាន របស់អ្នក, ដែលជាកន្លែងដែល ទឹកផ្ទះ និងការរស់នៅ ដោយគ្មានអ្នក គិត ចង់ មានអារម្មណ៍ថាអ្នក

និងស្រឡាញ់អ្នក ដោយមិនឃើញអ្នក មានបំណងចង់ ឱ្យអ្នកនូវ អារម្មណ៍ **5**: ការមើលឃើញ មើលឃើញ អ្នក ដោយគ្មាន ទ្វារ ដោយគ្មាន ក្តី

ន ក្តិន អ្នក, ស្តាប់អ្នក អំពីអាក្រក់ ដោយគ្មាន សំលេងរំខាន , រសជាតិ រីករាយ ខ្ញុំដោយគ្មាន **proving** អ្នកហើយ ប៉ះ អ្នក ដោយមិ

នចាំបាច់ ប៉ះ ។រំលឹក ថា សម្រាប់អ្នក ទទួលរង អារម្មណ៍ , ស្រឡាញ់, រស់ មួយ មិន ស្រឡាញ់ ម្នាក់ទៀតដែល នៅក្នុងការ ងើប អ្នក ដែលខ្ញុំ

បានឃើញ , ខ្ញុំ **went're** សេចក្តីស្រឡាញ់ ដែលនឹង ចងចាំជានិច្ច នោះទេ។ប្រហែលជា **30** , **2003**, សេចក្តីស្រឡាញ់

អាពាហ៍ពិពាហ៍ **Filip** ខែមីនា **Moorish** មិថុនា **02** ទីក្រុង **Lisbon** -... ឡាហាវ៉ា ម៉ាទ្រីដ ម៉ាទ្រីដ ម៉ាទ្រីដ

09 មិថុនា **10** ខែមិថុនា ឆ្នាំ **2003** ទីក្រុង **Lisbon** ទៅកាន់ ប្រទេសគុយបា ឡាហាវ៉ា និង **100** ដុល្លារ ទិញ កញ្ចក់

ដែលពិតជា មិនល្អ ។ខ្ញុំគឺជា ពេលបួនខែ ដោយគ្មាន ការជក់បារី សន្លាក់ មុនពេលចូលរួម បន្ទាប់មក ជក់បារីនិង ប៉ះពាល់ដល់ ក្បាលរបស់ខ្ញុំ គឺ កា

រចាប់ផ្តើមនៃ **intrigues** ជាមួយនឹង ចៅហ្វាយ នោះ ហើយនៅទីបញ្ចប់ ទទួលបាន ទាបនិង ចូលទៅ រកមើល សម្រាប់ ការងារ។មហារី

ឡាល័យ លិខិត ដេក ក្នុង បន្ទប់ ជក់បារីនិង សន្លាក់ របស់ខ្ញុំ។ក្រុង **Lisbon** សាល បណ្ណាល័យ **Orlando** រុប្តា: ភ័យខ្លាច

ដោយការ ទំនាក់ទំនងជាមួយ ការ បង្កើត ថ្មី នៃការធ្វើ សកម្មភាព ខ្លាច ជាមួយពួកគេ នោះ បានធ្វើការ ខែ ឈប់សម្រាក មួយរបស់ ខ្ញុំ។បន្ទាប់ពី

ការ ចង់ បញ្ជាក់ពី ការសង្ស័យ មួយចំនួនជាមួយនឹង បច្ចេកទេស ខ្ពស់ និយាយថា ឱ្យខ្ញុំ ឈប់ហើយ បង្ហាញពី ការឈប់សម្រាក ឈឺ - បានបញ្ជូ

ន លិខិតមួយទៅ ប្រធាន Isel ដែល មួយជាមួយនឹង ការរើសអើង នៃអង្គហេតុ ជាក់លាក់ណាមួយ នោះ មិនអាច ចូលទៅ ក្នុងបន្ទប់ទឹក និ ងអនុញ្ញាតឱ្យ **tosteira** ឈឺសនោះ បានចាកចេញពី . . . ។ ខ្ញុំបានសរសេរ ជីវិត មិនពេញចិត្ត ជាមួយនឹង ការពេញចិត្ត លើ កាតប្លូស្តាល់ មួយនៃ **ctt** មួយនិង បានបញ្ជូន ខ្លួនឯង ដើម្បីទទួលបាន វា។ ការឆ្លើ លិខិតមួយទៅ ប្រធាននៃ សាធារណរដ្ឋ ការផ្តល់ គណនី **8** ឆ្នាំចុងក្រោ យ របស់ខ្ញុំ នេះ។ ភាពអត់ការងារធ្វើ , ទាក់ទង សន្តិសុខសង្គម នៅក្នុងហាង ពលរដ្ឋ ទីក្រុង **Lisbon** ដែលប្រាប់ ខ្ញុំថាខ្ញុំ មានសិទ្ធិដើម្បី ផលប្រយោជន៍ អ្នកអត់ការងារធ្វើ នោះទេ នៅពេលដែល នៅក្នុងការពិត បាន ជជែកគ្នា ជាមួយម្តាយ និងប្រពន្ធ ហើយខ្ញុំនឹង បណ្តុះបណ្តា ទៅនឹង ច្រមុះ ជាមួយនឹង គំនិតនេះ ដើម្បីទៅ ចាប់ យន្តហោះ ទៅលុចសំបូ ដើម្បីនិយាយទៅកាន់ **Barroso** បាន នៅក្នុងសហភាពអឺរ៉ុប នៅក្នុង ងគោលបំណង ដើម្បីផ្តល់ ការងារនេះ ឱ្យខ្ញុំ។ ចំណុចខ្ពស់បំផុត គ្រាន់តែជា ពេល មួយ ពេល មួយពី ការគិត របស់អ្នកដែល ប្រហែលជា ទាំងអស់ មាន មិនមែនត្រឹមតែ រូបភាព ដ៏ប្រកបដោយគុណធម៌ ជាការ ប៉ុន្តែដោយសារតែ រូបរាង ឬ ម៉ាស៊ីនត្រជាក់ ចិត្ត មិនស្លាប់ នៅក្នុងពេល នៃការបញ្ចប់ នៃអត្ថិភាព រាងកាយ ទាំងអស់ ហើយភ្លាមនោះ អ្វីគ្រប់យ៉ាងទៅ បិទ ឬអាចនាំ ។

ខ្ញុំបានឮ សម្លេង ដែល ថ្លែងថា : ពាក្យបញ្ជា សម្លាប់ ខ្លួនឯង ពេលមុនពេលដែល បានប្រាប់ ប្រពន្ធខ្ញុំ ថាវាជា « ពួក **Hacker** " ដែលមាន វិជ្ជាជីវៈ បានសរសេរ ក្រដាសមួយ និយាយថា ខ្ញុំតែងតែចូលចិត្ត ផ្សារទំនើប ដើម្បីទិញ ពីរដប អាស់ម៉ុង ជូរចត់ និងការ ផឹក ទាំងអស់ រួមគ្នាជាមួយនឹង ថ្នាំ ជាច្រើន។ ភរិយារបស់ខ្ញុំ នៅពេលដែលគាត់ បានចូល និងបានរកឃើញ ខ្លួនគាត់ ឱប នឹងស្ថានភាព ដែលហៅថា ពន្លត់អគ្គិក័យ **INEM** មកដល់ រយៈពេលខ្លីបន្តិច និងបាន ផ្តល់ឱ្យខ្ញុំ នៅពេលដែលខ្ញុំ ភ្ញាក់ ប្រុង ដែលខ្ញុំ កន្ទុប នៅក្នុងមន្ទីរពេទ្យ មួយ។ ថ្ងៃក្រោយមក បានប្រាប់ អ្នកជិតខាង របស់ខ្ញុំ ដែលបាន អន្តរកម្ម ថ្នាំ បានមកដល់ ខ្ញុំដើម្បី និយាយថា ហាងកាហ្វេមួយ ក្បែរ នោះវា នឹងមិ នមាន ហាងកាហ្វេ ដែលបាន **02/2007** ប៉ុនប៉ង ធ្វើអត្តឃាត ទី **1** ។

ប្រសិនបើមាន សារធាតុគីមី ខ្ញុំប្រសិនបើ ព្រលឹង របស់ខ្ញុំ គ្មានអ្វី នឹង នៅតែ កំទេចកំទី ឬក សម្ងាត់ ស្គាល់ ដ៏ល្អអស្ចារ្យ ។ ផុតពី វិទ្ធង្សនា មួយដែល អណ្តែត ខ្លួន នៃពេល មួយផ្សេងទៀត ជាពិសេស ។ អវត្តមាន ប្រសិនបើគាត់ បានប៉ះ និងបានឃើញ ពិភពលោករបស់ អ្នក នឹង ទៅជាមិនបរិសុទ្ធ ដោយគ្មានការ ប្រែប្រួល ប៉ះ ជាមួយ គ យ៉ាងហោចណាស់ក៏ ជឿថា មាននរណាម្នាក់ ហួសពី ការពិត របស់ខ្ញុំ។ ភាពទុ ក្ខប្បាយ របស់ខ្ញុំ គឺសាមញ្ញ ដូចជាការ ទទួល សុភមង្គល ទាំងអស់ ជាការ លំបាកសម្រេច ។ ដោយ ធម្មតា ដោយគ្មានការ រឿង នៅក្នុងថ្ងៃ ដែលអ្ន កនិយាយ មួយ ប៉ះ និងមានអារម្មណ៍ ខ្ញុំពីរបៀប ដែលអ្នក សម្លឹងមើលទៅ ខ្ញុំហើយ មើលឃើញ ខ្ញុំជា នរណាហើយ មិនមាន អ្វីដែលខ្ញុំ មានអារម្ម ណ៍ថាមាន ការរងទុក្ខវេទនា មិន ច្រើនដូច្នោះ ចង់ មិនមានអ្វី ច្រើនជាងនេះ ស្លាប់ សម្រាប់អ្នក តាមរយៈ ខ្ញុំសម្រាប់ អ្នកសរសេរ ដូច្នោះ ថាបានរងទុ ក្ខនិង មិនដែល បានស្លាប់ហើយ អ្នកមិនដែល នឹងត្រូវបាន បាត់បង់ គ្រាន់តែ មានអារម្មណ៍ ជាប់នឹង អ្នកនៅក្នុង ការប្រកួត ដុត ឆេះ ការឈឺចាប់ នៅក្នុងខ្ញុំ ដែលបញ្ចប់ នៅពេលដែល ទាំងអស់ ដុត ។ មិនដែល បានយក អ្នក ដោយអីធំ នៅក្នុងអ្នក នឹង និយាយថាអ្នក រងទុក្ខ ដោយសារតែអ្នក មិនដែល បានចាកចេញ ហើយ ដឹងថាអ្នក ស្រឡាញ់និង តែងតែ ស្រឡាញ់អ្នក។ វាត្រូវ បានព្យាបាល នៅក្នុងមន្ទីរពេទ្យ និង ការី ជូន **Cabral** ដែលមាន នៅក្នុង " សន្តប់ " និង ភ្ជាប់មក ភ្ញាក់ ហើយ ឃើញតែ កន្ទុប មួយ មិនចាំ សន្តានជាមួយ វិកលចរិត ដែលបាន ផ្តល់ឱ្យខ្ញុំ ទោះជាយ៉ាងណា បន្ទាប់ពីការ ចុះហត្ថលេខាលើ ការបញ្ជា ដោះលែង លះបង់ ការទទួលខុសត្រូវ នេះ។ គិតថា បាញ់ សត្វ ពី បង្អួចនៃ ជាន់ នេះនិង មានគំនិត ដើម្បីបំផ្លាញ ឬ សម្លាប់មនុស្ស មានអារម្មណ៍ថា ការរំខាន ដ៏អស្ចារ្យនៅក្នុង ការ កាត់បន្ថយ រាងកាយនិង រូបសរសៃកសាត់

ឆ្លងឆ្លុះ ចែង ស្មារតី រំខាន យ៉ាងខ្លាំង និងមាន អារម្មណ៍ បង្ក បំណងប្រាថ្នាមួយ ខ្ញុំបាន អធិស្ឋាន អោយអ្នក ផ្តល់ឱ្យ ទើប ដូច ដែលអ្នកបានដឹង
 មួយដែល ខ្ញុំបានទេ? ផ្តល់ឱ្យខ្ញុំនូវ ទើបមួយ ដែលបានលាក់ ដូចជា **surripiámos** អ្នកដែល គ្នា បានកើនឡើង នៅពេលដែល មា
 នបំណងចង់ ផ្តល់ឱ្យខ្ញុំ ទើប មួយ ទន់ នៃអ្នកទាំងនោះ ដែលអ្នក បានដឹង។ ផ្តុំម ផ្តុំម ដើម្បីដឹងថា អ្នក។ ខ្ញុំ ផ្តល់ឱ្យអ្នកនូវ ការទើប មួយពី ខ្ញុំ។ ជាមួយ
 យនឹងការ គោរពដោយសារតែ ទាំងអស់ សូមឱ្យ អ្នក ដែលអ្នកនិង ខ្ញុំ! តើអ្នកគិត ពីខ្ញុំ ហើយខ្ញុំ របស់ អ្នក? ខ្ញុំ មាន សេចក្តីអំណរចំពោះ
estou- ឱ្យខ្ញុំ បានអាន យល់ ប្រហែលជា ! ឆ្លងកាត់ នៃ ការពិចារណា អាន រួចហើយ ខ្ញុំរួចទៅហើយ បានយក **elated** របស់ពួ
 កគេ យ៉ាងហោចណាស់មាន អំណោយទាន **unwrapped** ដីភ្លោះក្បាយ ទៅនិង ផ្លូវច្បាប់ រួចទៅហើយ ដ៏ធំមួយ ម៉ោង ពាក់កណ្តាល
 ឬការ លេងស្តេច មាន ដែលជា សំណួរ ដ៏គួរឱ្យភ័យខ្លាច ! ? ការគុះបញ្ចាំង ទៅនិងការ ញៀន សហគមន៍ស៊ីបការណ៍សម្ងាត់ អប្បបរមា និង ភា
 ពស្ងៀមស្ងាត់ តែ ពី អេកូ ដែលបំបែក ពួកយើង ដើរតួនាទី ជាពាក្យ នៃការរើចាប់ ទោះបីជា នៅក្នុង ការបដិសេធ សាមញ្ញនៃ ការដុត ។ ឧបសគ្គ
 ដែលមើលទៅពិបាក រាងកាយ ប៉ុន្តែមិនមែនតាម គីមីវិទ្យា អ័រម៉ូន និងខាងវិញ្ញាណ ត្រូវបាន ភ្លឺ។ សាកសព សេឡេស្ទាល ឈ្នានីស យើងសម្រាប់ កា
 រចេញផ្តាច់ **pansy** នេះ។ នៅក្នុងការស្វែងរក នៃ **clover** សេចក្តីស្រឡាញ់ ដោយសារតែ មានទ្រព្យសម្បត្តិ មាននៅក្នុងការ យល់ដឹង
 ដែល មនុស្ស ច្រើនវិស័យ និងតែងតែ ជាមួយនឹង អ្វីមួយដើម្បី បន្ថែមទៅ ទិដ្ឋភាពនេះ។ លើសពីនេះទៀត មួយផ្សេងទៀត, ការកើនឡើង បន្ថែមទៀត
 ចំណង់នេះ សម្រាប់ ក្តីមេត្តានិង ទន់ភ្លន់ ដែល និរទេស ពួកយើង ទៅដល់ ខ្លួនឯង តំណាង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ សង្គម។ មើល ទស្សនៈ មួយ
 ដោយខ្លួនឯង និងការ ដាច់ , មិន ផ្ទេរសិទ្ធិ បំណង ណាមួយសម្រាប់ បំណងប្រាថ្នា កាន់តែច្រើន ដែលបាន កើតឡើងនៅក្នុង រង្វង់។ រង្វង់នៃ មាស
 នេះ **Guild** នៃសេចក្តីជំនឿ ដ៏ល្អនិង ស្មោះត្រង់ និងការគោរព , ដោយសារតែ មិនមានទេ។ យើងមាន បរិសុទ្ធនិង ព្រៃនៅក្នុង ទង្វើ ដូច្នេះ
 ហើយគ្មានអ្វី ដែលអគ្គានិយម ជាង ខ្ញុំដែល តែមួយគត់ដើម្បី ត្រូវបានដូច្នោះ តែងតែ លុកលុយ មួយទៀត ជាមួយនឹង ចំណុច របស់ពួកគេនៃ ទិដ្ឋភា
 ព។ រណា ចិត្ត សមត្ថភាព នៃ ការផ្លាស់ប្តូរ ដ៏សាមញ្ញមួយ នៃគំនិត , វាជាការ បន្ទាន់ ដើម្បី បណ្តឹងខ្លួនឯង ដ៏ធំ រួម។ នៅពេលដែលយើង ផ្តល់
 ឱ្យ ឬការ នាំយក ដោយខ្លួនឯង ជាមួយនឹងការ ផ្សេងទៀត។ គ្មានអ្វីដែល មិនសំខាន់ កាន់តែច្រើន បដិសេធ នូវអ្វីដែល យើងមិនចង់ វាជាការ ងាយ
 យស្រួលទេ។ សេចក្តីស្រឡាញ់ និងក្តីស្រឡាញ់ ត្រូវបាន ជា មានអារម្មណ៍ ផ្សេងទៀត និងមិន ឱ្យខ្ញុំ។ អាកប្បកិរិយា ការសន្មតនៃ ទំនាក់ទំនងរវាង ពួ
 កយើង ត្រូវបាន នោះទេ។ បោះពុម្ពនៅក្នុង ឥរិយាបថ សភាវគតិ គិតតែពី ខ្ញុំហើយ បន្ទាប់មក ខ្ញុំ ហើយឥឡូវ ខ្ញុំមាន ម្តងទៀត។ ជម្លោះ ដោយសារតែ
 មួយគឺ ខ្ញុំបានបែរ ទៅជា "ខ្ញុំ" ហើយអ្នក មិនដឹងថា តើ "ខ្លួនឯង" យើងមាន ដើម្បីផ្តល់នូវ ការគាំទ្រដល់ គ្នាទៅវិញទៅមក។ វាជា ប្រភេទនៃ
 ការ មក ដល់យើង ដែលជា តែងតែ បើកចំហ។ យកចិត្តទុកដាក់ ឱ្យទៅជា "ខ្ញុំ" ជា របស់ខ្លួន ឱ្យនៅជាមួយ អ្នកជាម្ចាស់ របាំង និងអគ្គានិយម
 ដែលមាន កម្រិត គឺជា។ ជាការប្រសើរណាស់ អារក្សោះ នេះ ខ្ញុំធ្លាប់ តែមាន ជនបទ ខូច ដោយ "Tu របស់" ដែលមាន និង ដែលមាន
 គ្រឿងស្រាវុធ បន្ថែមទៀត "សហភាពអឺរ៉ុប" "សហភាពអឺរ៉ុប" ដែល ប៉ុប ។ សេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់ ច្បាំងដណ្តើម ទាំងអស់
 ។ ខែសីហាឆ្នាំ 2007 ការលែងលះ ... ពន្លឺ **effervescent** - ធ្លាក់ និង **burble** , ពន្លឺ និងការ ពង្រីក ចូ
 លទៅក្នុង សាខា នៃ បំណងចង់ **unconquerable** , វាគឺជា ការបំភាន់ ថាជា ភ្នែក ទាំងអស់ ដែល គ្មាន ពេលដែលប្រ
 លមមុខនឹង ការពិត ខាងក្រៅ។ ទទួល អំពើអាក្រក់និង ឆ្គួត របេះប៉ោះ បំណងចង់ **effervescent** ភ្លែងភ្លាយ ជាការ ពង្រីក សេ
 ចក្តីស្រឡាញ់និង ការចម្លងធាតុ , កាន់កាប់ អស់ទាំង គំនិតនិង បានអនុញ្ញាតឱ្យ គ្របដណ្តប់ និងត្រូវបាន លេចធ្លោ វាជា ការផ្លាស់ប្តូរ នៃ ស្នូល

ថាមពល មាតិកា **luminous** នៅទីនោះ។មេឃ ភ្លឺ គ្មានអ្វី ខ្លាំងជាង បំណងប្រាថ្នា ដើម្បីសម្រេចបាននូវ តុល្យភាព ដ៏ល្អឥតខ្ចោះ នៃមេឃ ភ្លឺ ដូចដែល ពួកគេគឺជា តារា ដែលបាន ផ្តល់ឱ្យពួកគេនូវ ជីវិតនិងការ ផ្លាស់ គំនិតឬ អង្គហេតុ គំនិត បំណងប្រាថ្នាដើម្បី បេតុង គ្មានអ្វី ស្រស់ស្អាតជាង មេឃ ភ្លឺ ដោយ ថាមពលដែល **constelares** នេះអំពាវនាវឱ្យមាន អន្តរកម្ម ថេរ រវាង តារា និងអំណាច នៃផ្កាយ នេះគឺ មានតែមួយ។វា ភ័យខ្លាច ខ្ញុំពីរបៀប ថាមពល បាត់ ក្នុង ផ្សែង ដោយគ្មាន ភ្លើង ពោលគឺ មិនចង់ បកស្រាយ ការពិត លោហធាតុ។ខ្ញុំខកចិត្ត នៅពេលដែល កម្លាំង នេះត្រូវបាន បង្កើត ដោយ ការស្នាក់នៅ និងការ ត្រឹមស្គាល់ នៃ អារម្មណ៍ គឺពិតជា រំពឹងនៃ ភាពត្រឹមត្រូវខាងនយោបាយ មួយ។ព្រលឹង ឆើយ រ៉ូប អ្នកចូលទៅក្នុង វេទមន្ត មួយនិង រុយ គំនិត ដែល មិនមាន នាពេលបច្ចុប្បន្ន លើកទឹកចិត្ត នៃអង្គហេតុ និងការ ផ្លាស់ប្តូរ នៃអ្វីដែល ការពិត ត្រូវបាន ផ្លាស់ប្តូរ ជំហាន និង វដ្ត ដែល ទាំងអស់ បានឆ្លង និងអភិវឌ្ឍ ប៉ុន្តែមិន នៅក្នុងវិធីនៃ ការភ័យខ្លាច និងការអង្កេត របស់អារម្មណ៍ ។ដោះលែង ខ្លួនអ្នកនិង ពង្រីក ដែលអ្នក រងទុក្ខលំបាក ហើយជាពិសេស ការផ្លាស់ប្តូរ នៃជីវិត ការផ្លាស់ប្តូរ ដែលបាន ជំរុញឱ្យ ពួកយើង នេះ។ពន្លឺនៃជីវិត នៅក្រោមទឹក ឆ្លុត នៃ ចំណង់ចំណូលចិត្ត នេះ។តើធ្វើដូចម្តេច សូមអញ្ជើញមក ? សភាវគតិ ស្រឡាញ់និង ចង់ឱ្យគេ ស្រឡាញ់ តណ្ហា និងការ ខកចិត្ត បើក រូបភាពបំភាន់ ជាច្រើន។**deluded** និង ស្រឡាញ់ខ្ញុំ ផ្តោតសំខាន់ និងការ ផ្តោតអារម្មណ៍ នៅទូទាំង វិធីសាស្ត្រ នៃសេចក្តីស្រឡាញ់ នៃសេចក្តីពិត ថា **pierces** កុហក ណាមួយ។អាក្រាត ក្នុងការ ស្រឡាញ់ វាល ដែលយើង កំពុងដោះស្រាយ ជាមួយនឹង អត្តសញ្ញាណពិត នៃការ លេង ដូច្នេះ ត្រូវបាន ស្រឡាញ់ តម្រូវឱ្យយើង យល់ដឹង ប្រយោជន៍ មូលហេតុដែល ត្រូវបាន ស្រឡាញ់និង នៅឡើយទេ មាន ការបែងចែកជាពីរ ចាំបាច់ នៃការ ពេញចិត្ត ល្អ វិញ និងស្រឡាញ់ ផងដែរ ត្រូវបាន គ្រាមភាសា នេះបាន សន្មត $1 + + 1 = 1$, ពេល ឡើយ មួយ មិនអាច រីករាយនឹង អ្វីនោះទេ។ដូច្នេះ ឡើយ $1 + + 1 = 2$, ត្រឹមត្រូវ , ប៉ុន្តែការ ប្រព្រឹត្ត នឹងមិន មានផលិតភាព ប្រសិនបើ លទ្ធផលគឺ មិនមែនជា បច្ចេកទេស ដែលបាន ចង ឥរិយាបថ និងតម្លៃ និង ឥរិយាបថ នៅក្នុងទូទៅ, ដូច្នេះ បន្ទាប់មកមាន ទីតាំង រូបរូប មួយក្នុង ពាក់កណ្តាល នៃការ រួមភេទដ៏ស្រស់ស្រាយ នេះ។លក្ខណៈបុគ្គល ឬ សកម្មភាព ផ្សេងទៀត និងការ យល់ នេះជា ប្រភព តែមួយគត់ ពិតនៃ ការសប្បាយ , ឬ មានន័យ ថាជា សកម្មភាព សេរីភាព ពិតខ្ញុំ មិនបាន រស់នៅ ឱ្យបានគ្រប់គ្រាន់ដើម្បី ជំនះ ជំហានដូចខាងក្រោម នេះ តក្កវ មិនប្រាកដនិយមបើ នឹងមាន លក្ខណៈវិនិច្ឆ័យ សម្រាប់ការ ជាច្រើននៃ អ្នកខ្ញុំ ចង់ឱ្យប្រាកដថា ពិតជា ដូច្នេះ ខ្ញុំ ស្រមៃ ឱ្យខ្ញុំ លា ពីពេលមួយទៅ ពេលមួយនិង នាពេលបច្ចុប្បន្ននេះ គឺមាន ស្ទើរតែ លាជាការ បែបនេះ មាន ជា លា សិប្បនិម្មិត, **fooling** ដែលពិតជា ឈរ ពេលខ្លះ គួរនាំទីនេះ យក ការសន្និដ្ឋាន របស់អ្នកខ្ញុំមិន ដែលមាន នៅទីនេះសម្រាប់ការ ជួបដោយចៃដន្យ អំពី ភាពល្ងើល្ងើ មានការភ័យខ្លាច , និង ឥរិយាបថ ដែលមិន ធ្វើឱ្យមានការ ចាប់តាំងពីការ ឆ្លុត គឺមាន តែនៅក្នុង កាលៈទេសៈ មួយចំនួន ហើយនៅពេលដែល វិនិច្ឆ័យដោយ អ្នកផ្សេងទៀត ពោលគឺ ជាញឹកញាប់ អាស្រ័យ លើ " ជំរក " ។បង្វែរ មួយចំនួននៃ ហេតុផល ដែលថា នោះខ្ញុំ ចង់ និយាយថាខ្ញុំ ឆ្លុត ខ្ញុំបាន សន្មតថា ចូលចិត្ត មនុស្សជាច្រើន ហេតុដូចនេះហើយ យើងកំពុង ពេញចិត្ត មិនដែល យើងចង់ឱ្យ មានសេចក្តីស្រឡាញ់ កាន់តែច្រើននិង កាន់តែច្រើន ហេតុអ្វីបានជា មហិច្ឆតា ដោយសេចក្តីស្រឡាញ់ ដូច្នេះ ខ្ញុំបានដាក់ សំណួរ។ដកថយ និយាយថា ដូចខាងក្រោម, ទាំងអស់គឺ ឥតគិតថ្លៃដើម្បី ប្រព្រឹត្ត ភាពល្ងើល្ងើ ក្នុងសេចក្តីស្រឡាញ់ ដែលយើងមាន ដែលងាយរងគ្រោះនិង បានរៀបចំ ជាញឹកញាប់។យើងចង់ ជឿថាវា គឺជាការពិត សេចក្តីស្រឡាញ់ ដែលថា ហេតុអ្វីបាន ទេព្រោះយើង ត្រូវបានគេ ស្រឡាញ់ អារម្មណ៍ថា **arouses** ស្រឡាញ់ និងការ កេះ ប្រាថ្នា នៃជីវិត ដែល

11/2007 ធ្វើអត្ថបទ ប៉ុនប៉ង លើកទី 2 ជាមួយនឹង ថ្នាំ , ការកើនឡើង នៅមន្ទីរពេទ្យ ការី បាន ចំណែកឯ Cabral មួយ ១១១ ដើរ ចូលទៅក្នុង រូង ខ្ញុំ ជិតដោយ គិលានុបដ្ឋាយិកា "បន្ទាប់មក ព្យាយាម សំលាប់ ពេលវេលាជាមួយនឹង ថ្នាំ benzodiazepines នេះ? !", បន្ទាប់ពីការ វិភាគ ខ្ញុំ បាញ់ ចាក់តាមសរសៃ ម្តងនិងgushing ឈាម។

ការរស់ ស្លាប់ រវាងជីវិត និងសេចក្តីស្លាប់ ? លោកអ៊ឹម ! ការអភ័យទោស , វាត្រូវ បានដាក់នៅ ? ជាក់ស្តែង អ្នកដែល មិនដែល បានសំលាប់ ? មនុស្សគ្រប់រូប បានចាកចេញ ទៅរស់នៅ ដោយគ្មាន ករណីលើកលែង មួយសន្ទុះ ស្លាប់ ទាំងអស់ គិតថា ជាការ ឆាប់ យើង នឹងត្រូវស្លាប់ ក្នុងពេលឆាប់ នេះហើយបន្ទាប់មក យើងរស់ គឺ ផ្ទុយ ពីការ ចំអក ។ បន្ទាប់ពី ថ្ងៃខួបកំណើត របស់ខ្ញុំ ដែលខ្ញុំព្យាយាម ចូលទៅ " លើសពី " កិច្ចព្រមព្រៀង 20 ម៉ោង បន្ទាប់ពីការ ខូចរូបកាយ ទាំងស្រុងហើយ sedated បានរួចរស់ជីវិត ជាថ្មីម្តងទៀត ។ ចូលរួម ក្នុងការ វាយតម្លៃ សម្រាប់ រលកនៃ បច្ចេកទេស រដ្ឋបាល ដោយ ក្រុមគ្រូពេទ្យ ទីបី procedure'm បើកចំហ និងមាន ចំណាំ 17,41 សេចក្តីភ្លាហាន ទទួលយកកន្លែង ទីពីរ នៅក្នុងការប្រកួត នេះ នៅយប់ មុនពេលដែល មិនបាន គេង និងបាន ជក់បារី ជាង 10 សន្លាក់ សំភាសន៍ គឺនៅក្នុង ពេលព្រឹក។ សាលាពេទ្យ នេះ កំពង់ផែ នេះ។ ដែលជាកន្លែងដែល ថ្ងៃក្រោយ ខ្ញុំបានទទួល ឱ្យទៅ ព្រោះគាត់ មានគំនិត ចង់ធ្វើអត្ថបទ និងជាកន្លែងដែល ខ្ញុំមិន បានជួប សូម្បីតែ ខ្ញុំបាន រង់ចាំ នោះទេប៉ុន្តែ ខ្ញុំមានគ្រប់គ្រាន់ ក្នុងការ រង់ចាំ។ ពន្លឺដែល បានចាក់ខ្ញុំ នៅក្នុងទិសដៅ របស់ ecstasy បច្ចុប្បន្ននៃ ជីវិតរស់នៅប្រចាំថ្ងៃ , ការ បំភ្លឺ ឱ្យខ្ញុំ ឈឺ នាពេលអនាគត និងការ មិនសមហេតុផល ក្នុងការ បន្ទាប់មក បាទ បាក់ ឡើង សម្លាប់ ខ្ញុំហើយ ចាំង ដូចដែល ដក Dynamiters អារម្មណ៍រីករាយ ធ្ងន់ធ្ងរបំផុត។ ដូច្នោះ រុប្រាស ចាកចេញ ពោះវៀន កាតូរី យ៉ាងម៉ត់ចត់និង ត្រឹមត្រូវ។ ខ្ញុំមិន ដឹងថាតើខ្ញុំ បំភ្លឺ កន្លងមកនេះ ដោយសារតែខ្ញុំ ខ្លាច ថា គាត់មាន អំណាច នោះទេ។ ដូច្នោះ មាន បង្គោល ពីរ , ទាំងពីរ ខ្លាំងណាស់ ហើយខ្ញុំត្រូវបាន វាយប្រហារ ដោយ វិជ្ជមាននិង ការព្យាបាលនិងការ មិនមែនជា ពណ៌ខ្មៅ និង haunting ។ ពន្លឺនេះ មកពី ភាពច្បាស់លាស់ នៃ មនោសញ្ចេតនានិង របបនៃ ព្រលប់ ជាបន្ទាន់ និង ដោយគ្មាន ការផ្លាស់ប្តូរ ចិត្តខ្លះការគិត អារម្មណ៍ និង ស្រអាប់ , មិន ដែលបានបង្កប់ អារម្មណ៍ ឬការ ក្លាង ការរំភើបចិត្ត , សេចក្តីរីករាយ នៃការរស់នៅ និងការ រីករាយជាមួយ កម្លាំង អតិបរមា ដែល ជំរុញឱ្យយើង នៅលើផែនដី និងផ្តល់ អំណាច ដល់យើងមិន , ចាប់ ទេពកោសល្យ ដែលអ្នកមាន និងកម្លាំង ដូចជា កាំរស្មី ពណ៌ខៀវ មុតស្រួចនិង ventilaste នៃ បញ្ហាក្តៅ ដែលមានបទពិសោធន៍ និងគំនិត ដែលមិន ដែលមានគំនិតអាក្រក់ និងការ រាលដាល ដែល victimize ពួកយើង ដូចជា ស្រមោល , អ្វីគ្រប់យ៉ាង មាន ចលនា ប៉ុន្តែវាគឺជា ពេលបច្ចុប្បន្ន និងរបៀបដែល វាត្រូវបាន បង្ហាញឱ្យដឹង infiltrates នេះអារម្មណ៍ នៃការមើលឃើញ និងបង្ហាញ ភាពច្បាស់លាស់ នៃការគិត ឱ្យយើង តាមរយៈការ ស្ងាត់ ដង ហើយ គឺ ស្ងាត់ ដូចជា រឹង ទិដ្ឋភាព និងរីករាយ ពីការ inglorious ដែល អ្នកដទៃទៀត ឆ្កងកាត់ ថាមពល អវិជ្ជមានឬ វិជ្ជមាន។ នៅឯ ល្បឿន នៃការគិត , ជាបន្ទាន់ , ទីពីរនេះ ប្រភាគ នៃពេលវេលា និងពេលវេលា នេះគឺ ឆាប់រហ័ស ហេតុនេះ វានឹងមាន ក្នុងក្របខណ្ឌ ឬ គរិយាបថ គួរឱ្យអស់សំណើចណាស់ មិនមាន ការកាត់បន្ថយ រឿងបំផុត ដោយសារតែ មនុស្សគ្រប់រូបមាន សិទ្ធិ ថាតើ មានប្រសិទ្ធិភាព វិជ្ជមានឬអវិជ្ជមាន។ មាន ឥទ្ធិពល របួសរហែកសាច់ធ្ងន់ធ្ងរ នៃ ពណ៌ខ្មៅ Faíska កើតឡើង នៅ បង្គោល អព្យាក្រឹត នៃ ភាពប្រក្រតី និង ធ្នូ អនុវត្ត លើ ថា មពល រស់រវើកនិង មានអារម្មណ៍រីករាយ ចំពោះការ ឃ្លាន និង luminary ដូច្នោះ ខ្ញុំណែនាំឱ្យអ្នក ប្រើ ថាមពល ផ្ទាល់ខ្លួនរបស់អ្នក ដែ

លនឹងត្រូវបាន ឈានដល់ដោយ ពន្លឺនិង **esbaterá** ញញឹម ដុត មួយដែលជា ផេះយកចេញ ពី កំដៅ , ប៉ុន្តែការ ភ័យបារម្ភ នៅពេលដែល **stirred** ។នៃ **quadrant** ផ្សេងទៀត ដែលមាន ពណ៌ខៀវ ដ៏ ជាមួយនឹងគំនិត វិមាន នៃបុណ្យគ្រីស្ទ និងការ សង្កត់ធ្ងន់ ភ្លើង ដើមឈើ ដែលនាំ យើងទៅ វិមាន ។វាគឺជា ការផ្លាស់ប្តូរ នេះបាន ប្រឈម ឡើងខ្លះ ប៉ុន្តែមិន **obstructive** ថាមពល ជាក់ស្តែង ដែលវារាំង យើងពីការ រស់នៅ រូបថត , បាក់ នេះបាន អង្រួន ឡើងនិង ទុន ប៉ះពាល់ដល់ រលក សំឡេង ដែលបាន ផលិត ល្បឿន ល្បឿន ប៉ុន្តែមិន មានអនុភាព ជាការ ផងដែរ។អ្វីដែលជាការ ពិតនិង ហាក់ដូចជា ធម្មជាតិ។ជីវិតនៅ អស់កល្បជាទីធ្លា ទុកវា នៅទីនោះ ទៅចុះ ហើយបន្ទាប់មក មានគឺជា វិធីដែលមិនមាន ការប្រយុទ្ធប្រឆាំងនឹង វា នៅជុំវិញ វាឬ រៀបចំ វាជា ការ **burble** ប្រឆាំង អារក្ស និងការ រហូតឈានដល់ នៅក្នុងមួយ ចំណុច ប្រហារ ចិត្ត នៃការបង្កើត ការស្រមើលស្រមៃ , ឬគ្រាន់តែ គួរ ដានមួយមានការរីកចម្រើន **tint** ពណ៌បៃតង និងជីវិត នៅក្នុងការ ចាប់យក សម្លេង នៃការ មានការរីកចម្រើន រស់នៅ ថា នៅទីនេះគឺជា ពិន្ទុ ដែលអ្នក តែងតែចង់ ចង្អុលបង្ហាញ , ការ រស់នៅ ខ្លាំង ។

01/2008 ធ្វើឱ្យ សាក់ ដោយមាន អក្សរ មួយ

Darklightning និង ផ្កាភ្លើង នៅ ឡា ស្វា និងអំណាចនៃ និយាយថា **luz'08** បន្ទាប់ពីនោះ សាក់ **intentei** មិន ប្រឆាំងនឹង ជីវិត

2007-11 / 2008-01 - **phone'm** យ៉ាងលឿន ពាណិជ្ជកម្ម ដែល មេរ័ត ដ៏ល្អបំផុតនៃ អតិថិជន ទិញ ទូរស័ព្ទដៃ **5** ក្រុមហ៊ុន បរាជ័យក្នុងការ បង្ហាញខ្លួននៅ កន្លែងការងារ។នៅ **Estarreja** ក្នុងបណ្តាលយ ក្នុងចន្លោះ ចតុរថយន្ត ពិការ ដើម្បី បាន អង្គុយ ហើយបាន ដាក់ចុះ នៅលើកន្លែង **allusion** ទៅនឹង ការតវ៉ា របស់ខ្ញុំ ទាក់ទងទៅនឹង វិធីដែល នេះ ខុសគ្នា មិន ត្រូវបាន បញ្ជាក់ ថា គឺគ្រាន់តែ ខុសគ្នា នៅក្នុងទំហំ នៃសៀវភៅ ពាក្យបណ្តឹង នេះហើយ វាត្រូវបានគេ ចាប់ផ្តើម និង បញ្ចប់ពោរពេញទៅ **plagiarized** ពីសៀវភៅ អំពី "ដែលត្រូវបាន ខុសគ្នា " ដែល មាននៅក្នុង ធាតុ ដែល បង្ហាញ ចំណាយពេល មួយថ្ងៃ គឺមាន ពេញលេញនៃ ការអប់រំ ល្អនិង ការដោយមាន ជាង **20** ភាគដែល នៅលើ ផ្ទាំងបងា នោះ។នៅ **Estarreja**

02/2008 បណ្តាលយ ដើរ ជាមួយនឹង ការប្រព្រឹត្ត ម្នាក់ ពណ៌ខៀវនិង ជាបុគ្គលិក នៃការងារ សាធារណៈ មួយ សរសេរ ដូចខាងក្រោម នៅលើ ទ្វារ ក្នុងខ្ញុំ គ្រប់គ្រង ភាពស្ងៀមស្ងាត់ ដោយ ការអង្កេតទុក្ខទុក្ខ ។គំរាមកំហែងដល់ បងប្អូន នៃការស្តាប់នេះ ហើយខ្ញុំ ដឹកនាំ អាជ្ញាធរ ស្តី តក្រាមការ ទទួលខុសត្រូវ សម្រាប់ ការវាយតម្លៃ ជំងឺសរសៃប្រសាទ នេះ។ខ្ញុំនឹង នៅលើ ផ្លូវផ្តើម របស់ខ្លួនដើម្បី **Viscount** មន្ទីរពេទ្យ **Salreu** ដែលជាកន្លែងដែល ខ្ញុំត្រូវបាន ទទួលស្គាល់ ថាជា អ្នកជំងឺ ម្នាក់ ដែលជាកន្លែងដែល បង្កើត ការពិភាក្សា អំពីការ ឈឺ និងការ ឬមិនបាន នោះគឺ ថាប្រព័ន្ធ កុំព្យូទ័រ បានទទួលស្គាល់ថា ការបញ្ជូល តែ ឈឺ ជាការ មួយ? !ខ្ញុំស្នើឱ្យ ទៅកាន់ មន្ទីរពេទ្យ វិកលចរិត នៅ **Coimbra** សម្បូរ មកជាមួយ យោធា នៃ **gnr** ពួកគេបាន ផ្តល់ឱ្យខ្ញុំ ជិះ ផ្ទះ នៅថ្ងៃបន្ទាប់។ពាក្យ ដែលខ្ញុំបាន ធ្វើក្នុងកម្ម ហើយខ្ញុំ និយាយ ជាង **10** ម៉ោង។ខ្ញុំបានទិញ ឧបករណ៍ ពន្លឺនិង សំឡេង ជាមួយនឹង **100watts** វាក្មិន រីកធំឡើង ជាមួយនឹង សេចក្តី ស៊ី

ឌី ប្រឆាំង Dantas ត្រូវបានគេ ដាក់នៅក្នុង ទំហំ អតិបរមា តាមបង្អួច បន្ទប់គេងរបស់ខ្ញុំ នៅលើ លោក Jose ដី Almada - ទាសករ , កំណាព្យ ទំនើប ធារី Orpheus និងអ្វីក្របយ៉ាង ។ Huc - សាកលវិទ្យាល័យ មន្ទីរពេទ្យ នៃ ព្រឹត្តិបត្រ មន្ទីរពេទ្យ Coimbra - បុរស សេវា ចិត្តសាស្ត្រ - អ្នកជំងឺ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ នៅថ្ងៃទី 2008-02-02 ត្រូវបាន រំលាយចេញ 2008- 02-18 នេះ - ជំងឺ ធម្មតា , ការផ្លាស់ប្តូរ កន្ទុប លើ មិត្តរួមបន្ទប់ នោះ ចម្រុះ ឯចម្រាស មួយផ្សេងទៀតជាមួយលោក បានទៅ បន្ទាប់ពីការ ពាក់កណ្តាល នៃការព្យាបាល នេះ។ ដឹកនាំដោយ អាជ្ញាធរ hospital'm ដាក់ខ្លោះ and'm មិនបានសូម្បីតែ បានមើលឃើញដោយ វិកលចរិត ដែល ត្រូវបាន បង្ខំឱ្យ ប្រកាន់ខ្ជាប់ទៅនឹង ការព្យាបាល ប្រឆាំងនឹង ឯឆន្ទៈ របស់ខ្ញុំ, បានចង់ទៅនឹង ការទទួលយក សែង និង ចាក់ មួយៗខ្ញុំបានយក សៀវភៅ ដែលគាត់បាន ខ្ចីប្រាក់ និងបានបោះ ឱ្យពួកគេ ចូលទៅក្នុង សាល ទីក្រុង បឹងកក់ បានយក អាវយឺត នៅថ្ងៃ នោះខ្ញុំ បានបង្ហាញ មុខនៃការ ដ៏ធំមួយ នៅខាងក្រៅ សាក់ របស់ខ្ញុំ ដែលមាន អំណាចនៃ ការរចនានៃ ពន្លឺ មួយ នោះខ្ញុំ បានមកដើម្បី ចាកចេញពី 15 អ៊ីវនៅក្នុង ក្បួនដង្ហែ នេះ។ ខ្ញុំមក នឹងត្រូវបាន កោះហៅ ដោយ Estarreja សមាជិកក្រុមប្រឹក្សា វប្បធម៌ ដែលមិនបាន ផ្តល់ឱ្យ គេយក សៀវភៅ ពីបណ្ណាល័យ នេះនឹងត្រូវបាន ផ្តួចផ្តើម កិច្ចដំណើរការ នីតិវិធី ព្រហ្មទណ្ឌ ដ៏អាក្រក់បំផុត នេះត្រូវបាន ស៊ីឌី ដែលបាន scratched ឡើងនិង ថ្ងៃនៃ ក្បួនដង្ហែ នេះ ត្រូវបានគេ បោះ សៀវភៅសម្រាប់ ប្រភព ពន្លឺនៃ កាដេ ក្រុង។

នៅពេលដែលខ្ញុំ និយាយ នេះដោយសារតែ ជំងឺ ផ្ទៃពោះ ផែនការ មួយដែល បិទ ជាមួយនឹងការ សម្ងាត់ រាប់សិបលានដុល្លារ ខ្ញុំគិតថាខ្ញុំ នឹងមិន និយាយ ទេព្រោះខ្ញុំ មិនបាន ខ្ញុំនឹង លើ កូនប្រុស របស់ខ្ញុំជាមួយនឹង សៀវភៅ ភាសាអារ៉ាប់ សរសេរដោយដៃ ខ្ញុំ នឹងមាន ទ្រព្យសម្បត្តិ ដ៏អស្ចារ្យបំផុត ក្នុងពិភពលោក។

ក្នុងតួនាទី ក្នុងរូបរបស់ Coimbra ដែល ខ្ញុំត្រូវបានគេ ធ្វើអាគវិនិច្ឆ័យឃើញ វិកលចរិត schizophrenic ប្រហែលជា មានតែ មិនធ្លាប់ គិតថា ខ្ញុំពិតជា schizophrenic ... ស្តាប់ ការសន្ទនា នេះ នៅក្នុងកិច្ចប្រជុំ របស់ គិលានុបដ្ឋាយិកា នោះ អង្គការជំនួយ ដឹង ធ្លាក់ ខ្ញុំត្រូវបានគេ ស្តាប់ មិត្តរួមការងារ បាននិយាយ ថាវាជា ឆន របស់ ខ្ញុំ... គាត់ បានសរសេរ កំណត់ត្រា " គេចផុតពី គ្រោះថ្នាក់ " " រក្សា គេង " ខ្ញុំបាន រកឃើញថាវា គួរឱ្យអស់សំណើចណាស់ , ដែលមិន ធ្លាប់មាន និង រត់ គេង ? ! ដើម្បីចេញពី ព្រឹក យ៉ូយ៉ាងដោយបង្ខំ នេះ តម្រូវឱ្យមាន ការចុះហត្ថលេខា លើឯកសារ តុលាការ ដូចដែលខ្ញុំបាន ធ្វើតាម ការព្យាបាល។ នៅពេល សំភាសន៍ ច្រកចូល នៅមន្ទីរពេទ្យ ក្នុង Aveiro បាននិយាយថា គាត់ចង់ត្រូវបាន ព្យាបាលដោយ ប្រើវិធីសាស្ត្រ ក្លែងក្លាយ របស់ខ្ញុំ " ព្រះអម្ចាស់នៃ ពន្លឺ " ដែល នឹងបានតែ បរិភោគ ធ្លាក់ចុះ ដើមឈើហូបផ្លែនិង disliked បី និងការ ស្ទុះ ស្រុះបិទ ។ តើអ្វីជា អាហារ ធម្មតា បាន។ លោកបាន គិតអំពី ទម្រង់ អត្តឃាត ដូចជា បោះ ឱ្យខ្ញុំ គំរូនៃ ការរកឃើញ ល ក . . .

របស់ ខ្ញុំមានអារម្មណ៍ថា ការរងទុក្ខវេទនា ដែលការពារ ខ្ញុំពី មើលឃើញ ដូច ជាមនុស្ស ពិតប្រាកដជាមួយនឹង ការប្រព្រឹត្ត ដ៏ស្មោះត្រង់ ដែលមិនធ្លាប់មាន នោះទេប៉ុន្តែ ជាការ clown'm រុក្ខិមក្រំ ញញឹម ក្លែងក្លាយ មួយដែល សេចក្តីអំណរនៃ មហាផ្ទៃ ដែល

មិន អនុលោម ទៅខាងក្រៅខ្ញុំមានអារម្មណ៍ថា ទសភាគ ដែល ធ្វើឱ្យខ្ញុំ ចេញពីកន្លែង ធម្មតា , ការ ធ្វើដំណើរ និងការ ស្នាក់ នៅចំណុច ដែល លាក់កន្លែងដែល វាជាការ ឆ្ងាយ ពី ការមើលឃើញ យ៉ាងខ្លាំង មួយខ្ញុំមានអារម្មណ៍ថា ជា ការបោះជំហាន ទម្លាប់ បាតុភូត ខុសពីធម្មជាតិ នោះទេ ប៉ុន្តែជា សាហាវ សត្វមួយ មានអារម្មណ៍ថាមាន ភាពសាហាវ និងល្បឿន , ច្របាច់ ចង់ សម្លាប់ ខណៈដែល ត្រូវទុកជាមុន កម្លាំង មួយ ពីធម្មជាតិ ដើម្បី ការបរាជ័យ នៅពេលនោះ។លើការធ្វើដំណើរ ការដោយគ្មាន ដានមួយ ជារូបភាព នៃ ការបះបោរ , ការស្តាប់ខ្លឹម និង បាប ពិតជា ឃើញ ស្រួច ក្នុងកម្ពស់ សីតុណ្ហភាព ស្ថានបរមសុខ ផ្កា និង ដុះ កើនឡើង អំពើហិង្សា នេះគឺគ្រាន់តែ ជាពេលវេលាមួយ ដែលអាក្រក់ សាហាវ បានឈានដល់ និង ធ្វើឱ្យប្រសើរឡើង ទាំងអស់ ដែលខ្ញុំបាន ស្លៀកពាក់ជា ត្រកូ និងជាជាមួយនឹង CAP នៃ ITN មួយ - ដំណឹង ព័រទុយហ្គាល់ នៅក្នុងការហ្វូ វេណេហ្វ្រិយអេឡា ។ CTT និងបង្កើន លិខិត ពីតុលាការ នេះបាន ប្រាប់ បុគ្គលិក ថាដោយសារតែ ជំងឺ របស់ខ្ញុំ ខ្ញុំមិនអាចចុះឈ្មោះ ធ្វើ ស្នាមម្រាមដៃ របស់ខ្ញុំ ពោលគឺ ខ្ញុំមិន ត្រូវបានគេ សរសេរ នោះទេ។នៅ Coimbra មន្ទីរពេទ្យ ដូចជា សណ្ឋាគារមួយ ប្រឆាំងនឹង ក្រដាស កាត មួយដោយ ចំណុចទាញ នៃ ទ្វារ នោះ ថា : មិន ខ្វល់ ! កុំ ខ្វល់ ហើយបានដើរ ជាមួយគាត់ នៅលើកែដៃ ដោយ មន្ទីរពេទ្យ បរិវេណ ដែលខ្ញុំបាន រកឃើញខ្លួនឯង ជ្រើសរើស ស្លឹក ឡើងនៅលើ ដើមឈើ , ស្លឹក និង pollen ធ្វើឱ្យ បារី មួយនឹង ឯកសារបញ្ជាឱ្យ លោកថូម៉ាស ឈ្មោះហៅក្រៅ ថា " កងទ័ពគ្រុយយង " ។

ខ្ញុំបានចាកចេញពី មន្ទីរពេទ្យ ចុងក្រោយមួយ សប្តាហ៍ ខ្ញុំត្រូវបាន គេនាំទៅ មន្ទីរពេទ្យ ជាថ្មីម្តងទៀត ជាមួយនឹង ប្រវត្តិសាស្ត្រ នៃការវាយតម្លៃ ជំងឺសរសៃប្រសាទមាន នៅក្រោម ការបញ្ជា របស់ GNR នៃ ក្រពេញអូដេ នេះ - នៅក្នុង Coimbra ដាក់តាំងពិព័រណ៍ នៃកៅអី អត់ធ្មត់ មួយ ជាមួយនឹង រដ្ឋធម្មនុញ្ញ បានផ្តល់ដោយ ផ្ទះ សភា និងបើក ការពារជាតិ នៃអវត្តមាន នៃសិទ្ធិអំណាច នេះ។ខ្ញុំមាន ពន្លឺ និងបើក ចេញ ពន្លឺ និយាយថា អំណាច នៃពន្លឺ លុប មន្ទីរពេទ្យ ប្តូរ នៃ Coimbra នោះ ទិញ ទំនើប គួរឱ្យចាប់អារម្មណ៍ និងបាន ស្បែក ដ៏អស្ចារ្យ ទៅជិត អំពី ប្រភពដើមនៃ អារក្ស>> hashashin / តូលេខ " ក្នុងនាមជា រូដ ផ្លូវចិត្ត ត្រូវបាន លាយបញ្ចូលគ្នា ទទួលបាន ដើម្បីឱ្យមានការ រួមរោង តាមមាត់ ដោយមាន អ្នកជំងឺ ក្នុងបន្ទប់ទឹក នៃបុរសនិង បន្ទប់គេង នេះ។នៅក្នុងមន្ទីរពេទ្យ នៃ Aveiro និងការ ផ្តុំ តាមរយៈ 5 សង់ទីម៉ែត្រ បង្អួចដែល បើកចំហៗហើយគ្រាន់តែ ចង់ ដកដង្ហើម ផ្តុំ ខ្យល់និង បានឃើញ សួនច្បារ និងប្រជាជន ដែលកំពុងរត់ និងវិវាទជាមួយ និង គ្រាន់តែចង់ ដកដង្ហើម . . . មានអារម្មណ៍ថាមាន សេរីភាព

បានបន្ត ជា : របៀបរបស់នៅ

គណនី ពិតនៃ

អាទ្រទ្រង់ ណិលសុន Pereira

មនុស្សម្នាក់ដែល ត្រូវបានប្រកាស ដោយ ដែល មានន័យ . . . មាតិកា នៃជីវិត នោះគឺ អ្វីទាំងអស់ដែល ត្រូវបាន ទទួលបន្ត ពី បុព្វបុរសរបស់យើង នោះយើង នឹងមាន បេសកកម្ម ក្នុងការ ប៉ះបញ្ជី នៅពេលដែលយើង បានឈានដល់ ពេញវ័យ , មួយដែល ត្រូវបានប្រកាស

ដោយច្បាប់ នៃសង្គម ដែលជាកន្លែង ដែលយើងរស់នៅក្នុង លទ្ធិប្រជាធិបតេយ្យ មួយ។

នេះគឺជា អ្វីទាំងអស់ដែល យើងអាច ទទួលបាននូវ ចំនេះដឹង នោះគឺ ជាអ្វីគ្រប់យ៉ាង ដែលយើង រកមើលនៅពេល យើងដឹងថា អ្វីដែលយើងបាន សាងសង់ ។

តើធ្វើដូចម្តេច មក ?

ព្រោះនៅពេលដែល ការដោះស្រាយ នៅក្នុងសង្គម ដែលយើង ធ្វើប្រតិបត្តិការ ដោយកម្លាំង នៃហេតុផល នេះយើង តែងតែមាន ការរស់នៅ ក្នុងគោលបំណងដើម្បី ជាការ ជាការ ទទួលយកបានសម្រាប់ ពួកយើងដើម្បី ត្រូវបានមើលឃើញ ដោយសង្គម ដោយខ្លួនវា ថាជា មេ មួយ មិនអាចជា ការអាក្រក់ គឺគ្រាន់តែជា ច្រើនទៀត មានភាពសក្តិសម ថាយើង អាចក្លាយជា ; នោះជាអ្វីដែល យើងរស់ យើងក៏ ដឹងថាមាន មាន ចន្លោះពី ជំនួយ។

តើធ្វើដូចម្តេច មក ?

ដោយសារតែយើង មាន មនុស្ស ដើម្បីបម្រើ លើគ្នាទៅវិញទៅមក នោះហើយជា មូលហេតុដែល បញ្ហានេះ មាន ទទួល ដើម្បី និយាយ ការពិត នៅពេលដែល evils ឱ្យខ្ញុំ មាន ខ្ពស់ជាងនេះ។

តើធ្វើដូចម្តេច មក ?

ដោយសារតែយើង អាចជា ការ សង្គម ប៉ុន្តែយើងអាច រស់នៅ ជាមួយ សត្វព្រៃ ដែលត្រូវបាន ។

ពេលដែលមិន បានជំរុញ មនុស្ស ស្មើគ្នា។

ប៉ុន្តែមាន មាន និងការ សង្ស័យ ជានិច្ច, ការមិនទុកចិត្ត ដែលតែងតែ haunts ពួកយើង ដែលយើង ត្រូវបានបង្រៀន ដោយ ដែលយើង ត្រូវបានបង្រៀន ហើយនោះគឺជា កន្លែងដែលយើងបាន ដើរ នៅខណៈពេលដែល យើងមាន ប្រាកដថាអ្នក ពិតជា ជឿទុកចិត្ត យើងបាន បម្រើ ពួកយើង បានល្អ ដោយសារយើង អនុវត្ត ល្អ។

យើងចង់ ផ្តាច់ចិត្ត អ្នកអាន ទាំងអស់ដែល អាចអាន សៀវភៅ, សៀវភៅ របស់ខ្ញុំ ទាំងនេះអ្នកអាច រកបាននៅក្នុង ហាងលក់សៀវភៅ ដែលជាកន្លែងដែល ពួកគេអាច fascinate ប្រធានបទ ដែល គេចង់ ស្តាប់និងអាន នៅលើគ្រែ របស់អ្នក។

វានឹងក្លាយជា ក្រុមហ៊ុន ដ៏ល្អនឹង មិនធ្លាប់ បានអាន និងមើល រឿង ទាំងនេះជា ការពិត។

ដោយសារតែ ពួកគេមានអារម្មណ៍ ថា ការផ្តល់ បទពិសោធ ពិតនៃ អ្នកដែលបាន ធ្វើខុស នោះទេតែ ស្គាល់ខ្ញុំ ជាសះស្បើយ ពីការ អាក្រក់ ទាំងប៉ុន្មានដែល លង ខ្ញុំ។

តើអ្វីដែល នឹងក្លាយជា ប្រធានបទនៃ ការប្រកួត នេះ?

របាយការណ៍ ហោះហើរ វាអាចជា បញ្ហា មួយដែល នឹងមិនត្រូវបាន ភ្ញាក់ផ្អើល ពេក មិនចង់ មានការភ្ញាក់ផ្អើល អ្នកអាន ប៉ុន្តែ របាយការណ៍ នេះគឺ ជា ការពិត និងត្រូវ បានរាយការណ៍ នៅក្នុងវិធី ដែលត្រូវបាន រស់នៅក្នុង វិធី ច្បាប់ ។

សម្រាប់ ខ្ញុំជា បទពិសោធន៍មួយ នៅក្នុង ច្បាប់នេះ ដើម្បី ជឿ ស្រមៃ មួយពាន់ រឿង មានអារម្មណ៍ ស្បែក អារម្មណ៍ ពិតនៃ សភាវគតិ សត្វ។

យើងចង់ ឈ្នះ ដោយកម្លាំង ហើយយើង មានអារម្មណ៍ថា ដូចជា។

កំចាត់ , ថាការ ដែលយើង ទាំងអស់គ្នា បានដឹងថា យើងអាចរក និងទំនំ ដែលបានមក វិធីដែល យើងបានប្រើដើម្បី រស់នៅ ដោយសារតែ ទោះ បីជា ការអាក្រក់ ទាំងអស់ដែល យើងធ្វើ នោះវាអាច មិន ត្រូវបានចាត់ទុក ថាជា ការអាក្រក់ នេះ។

ខ្ញុំគិតថា នឹងមានការ ចាប់បដិសន្ធិឡើងវិញ នៅក្នុងគ្នា មួយ។

មហិច្ឆតា ក្នុងការរស់នៅ ដែលយើង ចង់បានគឺ ការរស់នៅក្នុង របៀបមួយដែល យើងបានរកឃើញ ជាការងាយស្រួល មួយប៉ុន្តែ វាមិនមែន ជាការងាយស្រួល ហើយវា ជាការលំបាកណាស់ ពេលដែលយើង បានធ្លាក់ចុះ នៅក្នុងរោង ច្បាប់ ហើយនៅពេលដែល យើងមាន ប្រាក់ដើម្បី បង់ប្រាក់សម្រាប់ មេធាវី ដ៏ល្អ នោះទេ យើងបង់ តម្លៃខ្ពស់។

តើធ្វើដូចម្តេច មក ?

ប្រសិនបើយើង មិនបាន ធ្លាក់ចុះនៅក្នុង ព្រះគុណ ដែលយើងមិន អាចជា គួរឱ្យអស់សំណើច ។

ហេតុអ្វីបានជា តែងតែ កើតមកមាន កេរ្តិ៍ដំណែលនៃ ការរីកចម្រើន នៅក្នុងជីវិត មួយ ក៏ យើងអាចធ្វើបាន ដើម្បីបង្រៀននិង ចែក បទពិសោធ ជីវិតមួយ ជូនចំ ហើយខ្ញុំ នៅតែមាន ការបង់ប្រាក់ សម្រាប់វា !

ខ្ញុំបាន កើតនៅក្នុង ទ្វីបអាហ្វ្រិក មាន បងប្អូនស្រីបីនាក់ គឺ: **Elvira , Candida** និងការ មាន។យាយ មិនមាន ការចាប់ផ្តើម ដ៏ល្អមួយ រឿង ដែលអាចជា រឿង ដ៏អស្ចារ្យ មួយប៉ុន្តែវា បានកើតឡើង ទៅជា រឿង ជីវិតដ៏ល្អ តិច។

ខ្ញុំមិន មានអារម្មណ៍ថាមាន មនុស្សអាក្រក់ ច្រើន ដែល អនុវត្តមុខងារ នេះ, ដែលគេហៅថា ឆ្មាំ គុក តែងតែ សត្រូវ បានវិនិច្ឆ័យ ពួកគេ មិន ចង់ ទទួលយកថា ពិតជា អាច ឱ្យខ្ញុំ ចេញពី **hook** នៅលើ ការវិនិច្ឆ័យ នោះ។

ការប្តេជ្ញាចិត្ត ឧក្រិដ្ឋកម្ម មួយចំនួន នៅតាមបណ្តោយ ផ្លូវ របស់ខ្ញុំ ដូចដែលខ្ញុំ បានដើរ ក្នុងជីវិត។

គាត់បានប្រើ ពាក្យនេះ មាននៅក្នុង ពាក្យទ្រគោះ , ជាមួយនឹងការ ដែលយើង បានចែក ជា ទម្រង់នៃ ពាក្យទ្រគោះ ឬ យើងក៏អាច ដើរ រយៈពេល ។

ត្រូវបានគេ កន្លែង ដែលយើងត្រូវ តែស្វែងរក និងវិធី នៃជីវិតដែល តែងតែ ត្រូវបានគេ នាំយកមក ផង ដែលជា កន្លែងដែលមាន អំពើហិង្សាឬការ មិនត្រូវបាន រកឃើញថា មានអំពើហិង្សា ឬការ បង្កហេតុ ល្អៗ យើងបាន ទេព្រោះ ពិតជា មានអារម្មណ៍ល្អ នៅក្នុងអ្វីដែល យើងធ្វើវាត្រូវបានគេ ចាត់ទុក យ៉ាងល្អនៅក្នុង ភ្នែក នៃសង្គម នោះទេព្រោះ សង្គម អាចទទួលយក បានទេ ដែលថា អ្នកផ្សេងទៀតអាច រស់នៅ បទឧក្រិដ្ឋ ប្រសិនបើវា មិនត្រូវបាន មានអារម្មណ៍ ថាត្រូវបាន ប្រើប្រាស់ ជាចាំបាច់ នៃសារធាតុ ដែលអាច មើលទៅហាក់ដូច ជាអាក្រក់ ណាស់ , ប៉ុន្តែពួកគេ មាន។

និង ដូច ដែលយើង ទាំងអស់គ្នាមាន អំពើអាក្រក់ នោះទេប៉ុន្តែ ដូច តែងតែ យក អាក្រក់ នៅពេលដែលយើង មិនចូលចិត្ត អ្វីដែលយើង ត្រូវបានគេ តែងតែមាន ភាព ដូចជាការ អាក្រក់ ទេប៉ុន្តែ វាមាន នូវទស្សនៈយ៉ាងអស្ចារ្យ ដែលជាកន្លែងដែល យើងទាំងអស់គ្នា ត្រូវបានបង្កើតឡើង គឺ មានន័យថា យើងនិងការរួមរស់ ធ្វើឱ្យ ការបណ្តុះបណ្តាល របស់យើង ដែលយើងចង់បាន និងមាន មហិច្ឆតា ក្នុងការរស់នៅ បានយ៉ាងល្អនិង មានលក្ខណៈ ល្អប្រសើរ ជាងទៀត ផង។

មាន មនុស្សជាច្រើន នឹងមាន **Picardias** ពីរបៀប ខឹងដែល បង្កើត របស់ខ្ញុំ, ប៉ុន្តែនៅក្នុង ពាក់កណ្តាល អាពាហ៍ពិពាហ៍ ទាំងនេះ វាមាន ក្មេងស្រីម្នាក់ នេះខ្ញុំ តែងតែ ចូលចិត្ត របស់នាង ចាប់តាំងពីខ្ញុំ បានជួប នាងថា បានធ្វើ ខួបកំណើត ដូចគ្នានឹង ខ្ញុំ។

ជានិច្ចជា ចូលចិត្ត របស់នាង តាំងពី ថ្ងៃដែល ខ្ញុំបានជួប នាងខ្ញុំ តែងតែ ចូលចិត្ត នាងនាង រស់នៅជាមួយ ខ្ញុំហើយ បានរស់នៅ ច្រើន ណាស់ជាមួយ បងប្អូនស្រី របស់ខ្ញុំ មាន ទំនាក់ទំនង ច្រើនពេក របស់វា វាមិនត្រូវបាន ស្រឡាញ់ នៅមើលឃើញ ជាលើកដំបូង, ជឿ និងជឿ ថាមាន មិនដែល នឹងត្រូវបាន ស្រឡាញ់ជាការ ស្រឡាញ់ ថា ជាលើក ដំបូងដែលខ្ញុំ ថើប អ្នក, ខ្ញុំមានអារម្មណ៍ថា សត្វគោ ពិតយើង ទាំងអស់គ្នា ចង់ឃើញ ខ្លួនយើង ក្នុង **Savannah** នេះ។

អ្នកណាដែល មានសិទ្ធិ ដើម្បីជីវិត ស្មើទៅនឹង មនុស្សទាំងអស់ នោះ មានប្រពន្ធនិង ក្រុមគ្រួសារមួយ។

សូម្បីតែ ទទួលយក វា ជាផ្លូវ នៃជីវិត ខ្ញុំបានរស់នៅ និងក្តីស្រឡាញ់ នេះតែ មាន នៅពេលដែល នៅក្នុងជីវិត , មិន មានអារម្មណ៍ថាមាន ប្រាថ្នា ឬ មិនដែល ចាត់ទុក ខ្លួនឯង ជាបែបនេះ ទេប៉ុន្តែ ខ្ញុំបានជួប ពួកគេទាំងអស់ ត្រូវបាន រួមបញ្ចូល នៅក្នុងវិធី មួយឬ មួយផ្សេងទៀត ទាំងអស់យើង មាន ការបើក , បង់ វិក័យប័ត្រ ដ៏ធំមួយ ប៉ុន្តែវា ទាំងអស់ ដោយសារតែខ្ញុំ ចង់មាន ជីវិតដ៏ល្អមួយ ។

គាត់បានល្អនៅ អ្វីដែល គាត់បានធ្វើ នោះខ្ញុំបាន ចាប់ផ្តើម ធ្វើ លបចូល , លួច ចាប់ផ្តើមក្នុង សាមញ្ញបំផុត នោះ បានធ្វើ មួយចំនួននៃការ ក្នុងការ ភ្លើង ។ ប៉ុន្តែបន្ទាប់ពី ខ្ញុំជាមួយនឹង ការប្រើប្រាស់ **degradei** កូកាអ៊ីន ហួសហេតុ ខ្ញុំមានអារម្មណ៍ ល្អអំពី ការដក់បារីនិង មិនចង់ ចាកចេញ។

ទ្រង់នឹង នាំខ្ញុំ **delirious** ប៉ុន្តែមិន បំពាន នរណាម្នាក់នៅក្នុង ការប្រកួតជុំទី របស់ខ្ញុំ ប្រសិនបើមាន ប្រតិកម្ម នោះទេ នឹងមិន ត្រូវការ របៀប អំពើហិង្សា ដែលជាកន្លែងដែល នឹង កាត់បន្ថយ បារ តុលាការ។

ខ្ញុំបាន ដឹងថាអ្នកដែល ដើរ នៅក្នុងភ្នំ ទទឹក គ្រាន់តែចង់ ទទួលបាន ប្រាក់ ឬទទួល តម្លៃដែល បាននាំ ។

តំបន់បណ្តាញ ផ្លាស់ប្តូរ , ខ្ញុំ បានកើន ឡើងនៅលើ ព័ត៌មានជំនួយ នេះ ទីក្រុង **Lisbon** ត្រូវបានគេ តែងតែ មានភាពសប្បាយរីករាយ សម្រាប់ខ្ញុំ ចាត់ទុក ថាជា ទីក្រុង មួយនេះ ខ្ញុំបាន អានសៀវភៅ ប្រវត្តិសាស្ត្រ ទីក្រុង ដែលមានតម្លៃ ជាប្រវត្តិសាស្ត្រ និងវប្បធម៌ រួចទៅហើយ។

ខ្ញុំបានឃើញ ការរឹតត្បិត នៃការមាន ជីវិតដ៏ល្អមួយ នេះ ដើម្បីអាច រស់នៅ **encordeirada** មួយជីវិត ដូច ពោលគឺ មានតែ ចង់បាន ប្រាក់ នោះខ្ញុំ បានដឹងថា ខ្ញុំត្រូវបានគេ ពិន័យ, ខ្ញុំគ្រាន់តែ ចង់បាន ប្រាក់ និងមានអារម្មណ៍ អាក្រក់ សកម្មភាព ទាំងនេះ មានតែ ចង់បាន គឺដើម្បី បំពេញការច្រៀង និងខ្ញុំ មានអារម្មណ៍ថា សង្គម បរិស្ថាន សង្គម , ដើម្បីឱ្យមាន បានយ៉ាងល្អ ជាមួយនឹងមនុស្ស ហើយមានអារម្មណ៍ថា ធម្មតា ធម្មតា នៅក្នុង ពាក់កណ្តាល រស់នៅ ក្នុងទំនាក់ទំនង ជាមួយមនុស្ស នោះ។

ខ្ញុំមានអារម្មណ៍ថា លេចធ្លោ នាងបាន វិនិច្ឆ័យ ឱ្យខ្ញុំ គោ **mane** ក្នុង សមិទ្ធផល នៃទឹកដី និងតំបន់ រស់នៅ របស់ខ្លួន។ ដូច្នេះ ខ្ញុំ បានជួបប្រទះ ជីវិត នៃការមាន ស្ត្រីម្នាក់ ! បានយ៉ាងល្អ ... ខ្ញុំបានយក វិធីនៃ ជីវិតនេះ នៅក្នុង វិធី ជារដ្ឋមាន នៅក្នុងការដែល អាចធ្វើ ទៅ ប្រព្រឹត្ត អំពើអាក្រក់ ដែលមនុស្ស មិនដែល បាន **harmed** នរណាម្នាក់ នៅក្នុងវិធី ដើម្បី បំផ្លាញ គ្នា នៅក្នុងវិធី ដ៏ឃោរឃៅ មួយហើយទុកឱ្យ ពួកគេជាមួយនឹង គ្មានអ្វី មួយ។

មានតែ ទាញយកប្រយោជន៍នៃ កាលៈទេសៈ នៃការ ពេលនេះ និងគ្រាន់តែ ធ្វើវា ដើម្បីលុយ ដើម្បីផ្តល់ យ៉ាងឆាប់រហ័សដើម្បី ដក់ កូកាអ៊ីន ប៉ុន្តែតែ ងតែ **prolonguei** អ្វីដែល ជៀសមិនរួច ដែលនេះជា អ្វីដែល មិនត្រូវ កើត មនុស្សម្នាក់ ឬសូម្បីតែ ប្រហែលជា យើងអាច ទទួល មូលហេតុ ដើម្បីសិក្សាដូចជា មនុស្សម្នាក់ដែល ផឹក ស្រានិង ដក់ គ្រឿងច្រៀង ប្រតិកម្ម ក្នុង ការបង្កើតកូន របស់ហ្វែរនាន តំណពូជ ក្នុង ដែលត្រូវបាន ចាកចេញ ដោយ លទ្ធផលនៃ ការបង្កកំណើត នេះ។

ខ្ញុំមិនមែន ជា " អ្នកជំនាញ " នៅក្នុងវាលនេះ ក្នុងគោលបំណងដើម្បី យល់ពីអត្ថន័យរបស់ ទាំងអស់នេះ និងអាច បង្ហាញ ដល់អ្នកអាន ជាប្រសូ

នេះ, ប្រភេទ ដើម្បីនិយាយអំពីវា ទេព្រោះ ខ្ញុំមាន ដើម្បីនិយាយអំពី វា គឺជាវិធី នៃជីវិត។ពួកគេ ត្រូវបានគេឃើញ ផងដែរ ពេលខ្លះ នៅលើ ផ្សេងទៀត ត្រូវបានគេឃើញ អាក្រក់។

តើធ្វើដូចម្តេច មក ?

ដោយសារតែ វិធី នៃជីវិតដែល យើងបានរៀនជា យើងមាន ខាងលើ **referencie** អ្នកមិនអាច តែងតែ ធ្វើសកម្មភាព ជាមួយនឹង អំពើអាក្រក់ វាត្រូវតែ ត្រូវបាន ការលើកលែងទោស ត្រូវបាន សាទរ ផងដែរ!

តើធ្វើដូចម្តេច មក ?

ដោយសារតែយើង រស់នៅ វា ស្តង់ដារ អារម្មណ៍ ផ្ទាល់និង ជីវិត ពាក្យបញ្ជា អារម្មណ៍ គឺជា ទម្រង់នៃការ មហិច្ឆតា មួយ ដើម្បីអាច ឱ្យមាន ជីវិតដ៏ល្អមួយ ។

ទំនាក់ទំនង នេះបាន ចាប់ផ្តើម ខ្ញុំមាន អាយុ **22** ឆ្នាំ ត្រូវបាន ចូលបម្រើការងារ ក្នុងកងទ័ព ប៉ុន្តែមិន ចង់ទៅ ទេប៉ុន្តែ ច្បាប់នេះ ត្រូវគេនិយាយថា ដូច្នោះ។ហើយនោះហើយជា ពេលដែលខ្ញុំ មាន ទំនាក់ទំនង ពិត ចំណង់ចំណូលចិត្ត ថាខ្ញុំនឹង មិនដែល មាន **Cristina** ដូចគ្នានេះដែរ ហើយនៅទីនេះ បានចាប់ផ្តើម ទំនាក់ទំនង ដែលយើង ទាំងអស់គ្នា ប្រាថ្នាចង់ បានយើង ទាំងអស់គ្នា ចង់បាន ដើម្បីស្វែងរក មិត្តរួមប្រលឹង ដ៏ពិតប្រាកដ របស់យើង។

គាត់បានរស់នៅ ប្របពលភព ខ្ញុំមានអារម្មណ៍ ថានាងបាន ចេញឆ្ងាយ ពីខ្ញុំ មិនមានអារម្មណ៍ ល្អហើយ នោះគឺជា កន្លែងដែល ប្រហែលជាបាន បាននាំ ឱ្យមាន អំណាច កាន់តែច្រើន ជាង ខ្ញុំ។

ទ្រង់ស្រឡាញ់ ក្មេងស្រី នេះគឺ ច្រណែន , ប៉ុន្តែវាមិន ច្រណែន ដែលគួរ គឺ ជាការ ច្រណែន ច្រណែន ដែល មានសុខភាពល្អនិង គ្មាន អំពើអាក្រក់ មានជំងឺ ពិតប្រាកដ ដែលអាច នាំខ្ញុំទៅ បង្ខំ នរណាម្នាក់ឱ្យ ស្នាក់នៅជាមួយ ខ្ញុំសម្រាប់ ការដាក់ ខ្ញុំ។

តើធ្វើដូចម្តេច មក ?

ខ្ញុំបានគិតថា ខ្ញុំហើយ តែប្រសិនបើ ស្ត្រីម្នាក់ បានបាត់បង់ នឹងបាត់បង់ នៃជីវិតរបស់ខ្ញុំ នោះទេប៉ុន្តែវា បានកើតឡើង។ខ្ញុំ ចង់ទៅ **Bairro Alto** និង នាងបាន ចូលទៅកាន់ ឌីស្កូ នៅក្នុងវាល តូច មួយដែល យើងបាន ពិភាក្សាគ្នា ហើយនោះជា កន្លែងដែលយើង បានបញ្ចប់ឡើង ប្រហែលជា វាមិនមែនជា គន្លុះ របស់នាង បងប្រុស នេះមិនដែល បានទទួលយក ទំនាក់ទំនង ផងដែរ។ខ្ញុំមាន ការប្រយុទ្ធ ជាមួយ គាត់ នោះទេប៉ុន្តែវា ជាការ មុនពេលការ ចាប់ផ្តើម ស្រឡាញ់ ទីណា នោះទេប៉ុន្តែ បានចំណាយ គឺជាក្រានៃ ស្ថានភាព មួយប៉ុន្តែ ខ្ញុំចូលចិត្ត គាត់តែ គាត់មិន ទទួលយក វិធី នៃជីវិត របស់ខ្ញុំ មិនដែល បានប្រាប់ខ្ញុំ ដូច្នោះ ប៉ុន្តែមិន បានបង្ហាញថា វាជាអោយខ្ញុំ ដឹង ថាខ្ញុំ ផងដែរ។

Harmed មិនច្រើន ទេប៉ុន្តែ គាត់មិន ទទួលយកការ ទំនាក់ទំនងរបស់ខ្ញុំ ជាមួយ ប្អូនស្រី របស់គាត់។គាត់បានរស់នៅ ជាមួយខ្ញុំ គ្រាន់តែ

ដោយ ការពិតនៃ បរិបទ នេះយើង បានរស់ នៅក្នុងសង្គ្រាម ជាមួយគ្នា ដូច្នេះយើង បានរក្សា ទំនាក់ទំនង ដែល ថា នៃការបង្កើត របស់យើង។

ម្តាយរបស់នាងបាន មក ពីពួកគេ ទស្សនៈ ស្ត្រីមេផ្ទះ ឪពុក មិនបានដឹង នោះទេប៉ុន្តែវា គឺជា ម្ចាស់ ដ៏ល្អ Raul នេះ។

រៀន រស់នៅ តែនៅ ក្នុងការចំណាយនៃ ស្ត្រីដែល យើងបានទទួល កម្ពស់មួយ នៅក្នុងសង្គ្រាម នេះ ដើម្បីប្រកាស វា ពន្ធ សង្កាត់ នេះគឺជា ក្មេងម្នាក់ នោះទេប៉ុន្តែ មាន អារម្មណ៍នៃការ ពេលវេលាដែល ត្រូវបាន សិក្សា រួចទៅហើយ។

ហើយនៅ ពេលនេះ បានមើលឃើញ យ៉ាងលឿន បើទោះបីជា មានអាយុ តូចមួយ ដែលលោកមានលោក បាន ប្រយុទ្ធប្រឆាំង សម្រាប់ជីវិត និងសម្រាប់ អ្វីដែលគាត់ បាន ៖ ឪពុក ម្តាយ , ផ្ទះ , ម្ហូបអាហារ មិនត្រូវបាន បរាជ័យក្នុង ខ្ញុំហើយ មិនដែល បរាជ័យក្នុង ខ្ញុំ។ដោយសារតែ ទោះបីជា ប្រាក់ខែ ទាប ដែល ម្តាយរបស់ខ្ញុំ បានទទួល 11 នាក់ ដែល បានចំណាយ ប្រាក់ចំណូល រៀងនិទាន ហើយមាន ឪពុករបស់ខ្ញុំ បានបង់ត្រឹមតែ ជួល មាន , ប៉ុន្តែមិនដែល ខ្វះ អាហារ។

ដូច្នេះ វាគឺជា ការចាប់ផ្តើមនៃ ការបញ្ចប់ នេះថា គឺជា ការដកយកចេញ នេះអាច នាំឱ្យមានការ ឆ្កួតភ្លាំង ខ្ញុំគិតថា វាជាការ មួយដែល ត្រូវបានចាកចេញ ខ្ញុំក្នុង ការរៀនសូត្រ ដើម្បីឱ្យ បាត់បង់ ឪពុកខ្ញុំ មានប្រតិកម្ម នៅក្នុងវិធី ដូចគ្នានឹង គាត់។

ខ្ញុំបានសម្លឹងទៅ គាត់ថាជា អីបុរស មួយ កូនប្រុស ប្រយុទ្ធប្រឆាំងនឹង បុរសម្នាក់ នៃមនុស្ស ដ៏រាបទាប , ជីដូន , Elvira គឺ ដែល ខ្ញុំបានរស់នៅ រហូតដល់អាយុ 6 រហូតដល់ គាត់បានទៅ សាលារៀន តើមានអ្វីកើតឡើង ... ខ្ញុំ បានទទួល បានប្រើដើម្បីយាយ របស់ខ្ញុំត្រូវបានបង្កើត មកខ្ញុំ ដោយមិនគិតពី ការ ត្រួតពិនិត្យ ដោយផ្ទាល់ របស់ឪពុក របស់ខ្ញុំប៉ុន្តែ នៅពេលនោះ នៅតែមាន ជំទូលាយ បើកចំហ ភ្នែករបស់គាត់ ប៉ុន្តែមាន អារម្មណ៍នៃ ពេលវេលា។

មាន សញ្ញាណនៃ ពេលវេលា។

របាយការណ៍ បរិសុទ្ធបំផុត ដែលអាច មានក្នុងពិភពលោក នេះ។តើធ្វើដូចម្តេច មក ?

សព្វថ្ងៃនេះ នរណាម្នាក់ អាចមក នៅលំដាប់នេះ ដោយវិធី នៃជីវិត របស់ពួកគេ ដោយមិនគិតពី ទីតាំង ដែលគាត់ ដើរ ឬ ហ៊ាននុក្រម សង្គម។

ដូច្នេះ ផ្នែក នេះ សញ្ញាណ ដែលពិតជា គ្មាននរណាម្នាក់ អាចត្រូវបាន ចោទប្រកាន់ពីបទ អ្វីនោះទេ ដោយគ្មាន ភស្តុតាង បេតុង ពោលគឺ បេតុង។

តើធ្វើដូចម្តេច មក ?

ដូច្នេះ គ្រប់គ្រង ច្បាប់និង យើងទាំងអស់គ្នា មានសិទ្ធិចូលដំណើរការ យើងមិនគួរ សម្លាប់ លួចប្លន់ និងចាប់រំលោភ។

ប៉ុន្តែយើង អាច បម្រុង ទៅ ព្រឹកព្រលឹម នៃមនុស្សជាតិ និងព្រឹត្តិការណ៍ បែបនេះ ទទួលបានជោគជ័យ នេះបាន ដោយសារតែ រឿងនេះ ត្រូវបានផ្តួចផ្តើម នោះ។

យើង បន្ត , បន្ត នោះនឹងត្រូវជានិច្ច ជាបន្ត នោះ ដែលត្រូវ បានបម្រុងទុក។

ហើយវាជាការ ពិត មួយចំនួន ដែលយើង រស់នៅ សម្រាប់ មូលហេតុ មួយដែលយើង មិនត្រូវបាន បន្ត និង នៅតែ មាននៅលើ ផែនដី។

ខ្ញុំមិនដឹងថា អាច ផ្លាស់ប្តូរ ប្រធានបទ នេះ, ប៉ុន្តែ វាអាច រំខានដល់ ការអាន អាន អាច បង្វែរ ការយកចិត្តទុកដាក់ ពី រឿង ពិតដែល បានកើតឡើង។

ប៉ុន្តែទាំងនេះ គឺជា ពាក្យប្រស្នា ថាក្នុង សៀវភៅទាំងមូល នឹងមាន ជានិច្ច ព្រោះយើងនឹង បញ្ជាក់ ល្អប្រសើរជាងមុន និងធ្វើការ យល់ដឹងអំពី ស្ថានភាព ដែលត្រូវបាន ជួបប្រទះ ។

តើធ្វើដូចម្តេច មក ?

ដើម្បីមើលឃើញ ថាវាជា ការទាំងអស់ នៅក្នុងសង្គម ដែលជាកន្លែងដែល មាន ជីវិតនិង ការយល់ដឹងពី សង្គម ដែលមានសុខភាពល្អ ជានិច្ច ដោយសារតែ ភ្នែករបស់ អ្នកដទៃទៀត អាច នឹងមាន យូរជាង ជាមួយ ប៉ុន្តែមិនមាន ជារឿង សំខាន់ៗខ្លាំងណាស់ ក្នុងជីវិត អ្វីដែលយើង សាប្រស គឺ ផ្លែថាយើងនឹង ច្រូត ។

ប៉ុន្តែនៅក្នុង ផ្នែកខាងមុខ ត្រូវតែ ត្រូវបានចាត់ទុក ផងដែរ , ដើម្បីឱ្យមាន គំរូ ឪពុកខ្ញុំ តែងតែ ឃើញខ្ញុំ និងចង់ ឃើញថាគេ ល្អ ទេប៉ុន្តែ ខ្ញុំជា ល្អ ដែលជា អ្នកចម្បាំង ដែលតែងតែ មិនអាច ឈ្នះ និងការ ចាប់ផ្តើម វ័យក្មេង ខ្លាំងណាស់។

នៅពេលដែលខ្ញុំ បានលើកឡើងថា មានភាពងាយស្រួល មិនមែនជា ការងាយស្រួល ទេប៉ុន្តែ ការលំបាក នោះហើយជា ពេលដែលខ្ញុំ ត្រូវបាន គេហៅថា ការប្រមាញ់ នេះ។

បន្ទាប់ពីការ បង្កបង្កើនស្នាម ដោយមាន ការអាម៉ាស់មុខ ដែលខ្ញុំបាន មានអារម្មណ៍ នោះគឺ ថាលោកបាន បាត់បង់ នោះទេ ខ្ញុំមានអារម្មណ៍ថា សូម្បីតែ នៅក្នុង ភ្នែករបស់ នាង នៅពេលក្រោយ បានព្យាយាមដើម្បី បន្ត ជាមួយខ្ញុំ ទេប៉ុន្តែខ្ញុំ បានបដិសេធ ហើយវា នៅទីនោះ ដែល បានចាប់ផ្តើម រឿងពិត នៃឧក្រិដ្ឋកម្ម នោះទេប៉ុន្តែ មានប្រវត្តិក្រូវបាន បំបែកដោយ រួចទៅហើយ នៅពេលដែល បំពេញ ប្រាំមួយខែ នៅក្នុងពន្ធនាគារ យោធានៅក្នុង

santarém ជា ពន្ធនាគារ យោធា។

នៅពេល នេះត្រូវបានគេ ផ្តោលទោសចំពោះ **Arnaldo** ថា គឺជារឿងរបស់ បុគ្គល ដែលថា សម នៅលើវិធី របស់ខ្ញុំនៅក្នុង គុក , នៅក្នុង សៀវភៅ របស់ ផ្នែកបន្ថែម អ្នកអាន នឹងយល់ បរិយាកាស សង្គម ពិតប្រាកដ ក្នុងករណីដែល ពន្ធនាគារ នេះ ដែលបាន បិទ រយៈពេលប្រាំមួយ ខែ ត្រូវបានផ្តល់ ការអភ័យទោស ដោយ ប្រកាន់ទោសនេះ។

វាជាអ្វី ដែលខ្ញុំអាច វិនិយោគ ដើម្បីដឹកនាំ ជីវិតដ៏ល្អមួយ បាន ដែលបំបែក ខ្ញុំពី **tub** បាន។ហើយអ្វីដែលខ្ញុំ បានធ្វើអ្វីខ្លះ? ខ្ញុំបានព្យាយាម សំណាង របស់ពួកគេ។

នៅតែទទួលបាន ទៅធ្វើការនៅលើ ព័ត៌មានជំនួយ នៅក្រោមដី ដែលជា អ្នកបំរើ របស់ ជាងឈើ ។ជនជាតិស្បែកខ្មៅ ខ្លាច ខ្ញុំ, បានធ្វើការជាមួយ

មនុស្សដែល ខ្មៅ ខ្សែ ពណ៌បៃតង ដីល្អ ដែលចង់ បានជីវិត ល្អប្រសើរជាងមុន មួយដែល ពួកគេមាន នៅក្នុងផ្ទះ។

ព័រមួយហ្នាល់ បានស្វែងរក ឱ្យមាន ជីវិតដែល ល្អប្រសើរជាងមុន នៅក្នុងប្រទេស របស់ពួកគេមិន អាចមាន ការស្វែងរក ដូច្នោះ ដែលនាំ ឱ្យពួកគេ ទៅជ្រកកោននៅ ក្នុងប្រទេសនេះ ដោយខ្លួនឯង។

វាគឺជាការ ងាយស្រួលក្នុងការ រកមើល ព័រមួយហ្នាល់ ដោយ ជិត ។

ខ្ញុំចាប់ផ្តើម មានអារម្មណ៍ថាមាន ភាពស្និទ្ធស្នាល នៃ គ្រូបង Verdeans ដើម្បី រស់នៅ ជាមួយពួកគេ កាប់ដី ត្រូវបានគេ ដាក់របស់នាម អាត្រា ដោយសារតែ ពួកគេមាន ដើម្បីប្រយុទ្ធប្រឆាំងនឹង វិសមភាព និងពេល នៅទីនេះ បានមកដល់ ប្រទេសព័រមួយហ្នាល់ ត្រូវបាន មនុស្ស ដែល មិនត្រូវបាន ទទួលយក ផងដែរ ដូចដែលវា បាន ចំណាយពេល សង្គ្រាមគេបាន ខឹង នៅតែ នៅក្រៅប្រទេសនិង នៅពេលនោះ គឺ Chavalito មួយ គឺ ភ្នាក់ និងត្រូវបាន ចាប់ផ្តើម ពីអ្វីដែល គ្មាននរណាម្នាក់ ចង់ឱ្យ កូនក្មេង ម្នាក់ខ្ញុំ បានចាប់ផ្តើម វង្វេង , ខ្ញុំ មិនដែលត្រូវបាន vadiador , ខ្ញុំគឺជាម្នាក់ vagueador ។

ខ្ញុំមាន អាណាចក្រ នៃ បទពិសោធន៍ ដែលមាន ក្នុងពេលកន្លងមក ឃើញ ការបំបែក នៃឪពុកម្តាយ របស់ខ្ញុំ មានអាយុ 8 ដែលជា ការសិក្សា និង ងការ ដូច បានដឹង រួចទៅហើយ វានឹង មិនត្រូវបាន នាំយក ខ្ញុំចុះ យ៉ាងខ្លាំងផងដែរ ខ្ញុំមានអារម្មណ៍ថា ការយកចេញនៃ បុរសម្នាក់ដែល មាន វីរបុរស មួយ។

ការមើលឃើញ នេះ បានបាត់បង់ សូម្បីតែ នៅអាយុ វ័យក្មេង មួយដែលខ្ញុំ បានដឹងថា ខ្ញុំត្រូវ ជួយម្តាយ របស់ខ្ញុំ ប៉ុន្តែខ្ញុំ ពិតជា ស្រឡាញ់ ឪពុក របស់ខ្ញុំ។

នៅរដូវក្តៅ ជាងរាល់ នឹងទៅ តាមរយៈការ ជាមួយ វារហូតដល់ 17 ឆ្នាំក្រោយមក នៅតែមាន បន្តទៀត នៅពេលដែលគាត់ មាននៅក្នុង ជួរ រកងទ័ព ប៉ុន្តែបន្ទាប់មក បានចាប់ផ្តើម ចន្លោះ ដែល ធម្មជាតិ។

នៅពេល ដែល គាត់មាននៅក្នុង ដើមឧទុម្ពរ មាត់ នៅក្នុងសេវា ដឹកជញ្ជូន សាលា ការអនុវត្ត ដែលជាកន្លែងដែល ខ្ញុំបានចំណាយពេល ថ្ងៃយប់ សម្រាក ជាមួយគាត់។

ឪពុកខ្ញុំ ជាមនុស្ស រឹង មាន វ័យកុមារភាព ដ៏ស្វិតស្វាញ បានបាត់បង់ ឪពុករបស់គាត់ ប៉ុន្មានឆ្នាំ com14 គឺ មហិច្ឆតា របស់ ជីដូនរបស់ខ្ញុំ ដែលបាន កើនឡើង នៅក្នុងជីវិត មាន ការគាំទ្រ កាន់តែច្រើននិង មានប្រាក់ បន្ថែមទៀត។

ឪពុករបស់ខ្ញុំ បានរាយការណ៍ថា គាត់ត្រូវបាន បណ្តេញចេញ ដោយក្តីស្រឡាញ់ , វាគឺ ដោយសារតែគាត់ ចូលចិត្ត គឺជាការ លា ប្រញាប់ មកពី គណបក្សនេះ មិនដែល នឹងឃើញ ឪពុករបស់ខ្លួន នោះទេប៉ុន្តែ បានកើនឡើង ជាការលំបាក ក្នុងការជួយ ម្តាយរបស់គាត់ គឺ ជាកូន រស់នៅ បានយូរ នៅក្នុងផ្ទះម្តាយ។

ខ្ញុំរស់ ប្រាំមួយឆ្នាំ ជាមួយជីដូន របស់ខ្ញុំ ប៉ុន្តែគឺ ការលំបាក វាគឺជាការ បាន ពីខាងក្រោម កើនឡើង រឹង មិនដែល អនុញ្ញាតឱ្យ កុមារ រៀនសូត្រ។

នៅពេលនោះ គាត់គឺជា ក្រុមហ៊ុនរុករករ៉ែ មួយ។ កំពុងរកមើលសម្រាប់ អាជីវកម្ម រ៉ែ ប៉ុន្តែមិនបាន ធ្វើការ នៅទីនោះ ជិះកង់ ក៏ នៅ ពេលដែលគាត់ បានចូលរួមជាមួយ កងទ័ព និងបានបន្ត អាជីវកម្មរបស់លោក នៅទីនោះ។

បានក្លាយជា មនុស្សម្នាក់ ធម្មតា លោកបាន ចូលបម្រើការងារ នៅទីនោះ ដោយ ភាពចាំបាច់ នៃជីវិត ខណៈដែលវា ធានា ថាយើង ទាំងអស់គ្នា ត្រូវ រតែ ធានាឱ្យបាននូវ ភាពគ្រប់គ្រាន់ខ្លួនឯង ។

វាបានកើតឡើង ដូចដែលគាត់ ជាមនុស្ស រឹង មិត្តភក្តិរបស់ មិត្តភក្តិ , មិត្តភក្តិ របស់កុមារ នោះទេប៉ុន្តែ មិនមែនជា ពាក្យដែល មនុស្សជាច្រើន នោះទេប៉ុន្តែវា គឺជាការ គោរពនិង ភាពស្មោះត្រង់ ។

នោះហើយជា អ្វីដែលគាត់ តែងតែ ចង់ឱ្យខ្ញុំ ចាកចេញ នោះទេប៉ុន្តែវា គឺ ជាមាន គឺជា ការបំបែក នេះខ្ញុំ បានធ្លាក់ចុះ បន្តិច , មិន ដំណើរការ ដោយមាន ការត្រួតពិនិត្យ បន្ថែមទៀតនៃ វិធី នៃការ និងវិធី នៃជីវិត ការលំបាក ក្នុងការ យកឈ្នះលើ ឧបសគ្គ និង ការជីវិតរបស់ ធានា ការងារ ដើម្បីធានាឱ្យបាន ដើម្បី ប៉ះបញ្ជី នាពេលអនាគត នោះ ជាកូន ល្អទាំងអស់ ដែលយើងមាន ភាពសក្តិសម ដើម្បីជា កូនរបស់គាត់ នោះទេប៉ុន្តែក៏ មានការ ខ្វះខាតនៃ ការយល់ដឹងនិង ភាពស្មោះត្រង់ នៅលើផ្នែកមួយ របស់ខ្ញុំ , ខ្ញុំ បានក្លាយជា **trickster** ដូច ដែលគាត់ បាននិយាយថា។

នេះ ការពារក្បាល ផ្លូវចិត្ត នៃ អារម្មណ៍ មក បានតែ អាក្រក់ ដោយសារតែ មិនដែល ទទួលបានទៅ មើលឃើញ ថាគឺជាការ ល្អ ដែលត្រូវធ្វើ នោះទេប៉ុន្តែ ទទួលបាន ត្រឹមតែជា ការអាក្រក់ ដោយបំបែក តែមួយគត់ដែល បាន ឱ្យខ្ញុំ គិត អាក្រក់។

ហើយនោះ ជារបៀបដែល វាទាំងអស់ បានចុះទៅ ផ្តន្ទាទោស នៃ ទង្វើ នេះ។ ចាប់ផ្តើម ជាកន្លែងដែល ?

វាបាន ញែកចេញពីគ្នា នោះ គឺនៅពេលដែល ខ្ញុំចាប់ផ្តើម ទៅចូលរួម ដោយ ភាពឯកកោ នោះទេប៉ុន្តែវា ត្រូវបានគេ វិធីរបស់ខ្ញុំ នៃជីវិត មាន កន្លងមក ហើយនៅទីនោះ ខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពពី ការប្រយុទ្ធជាមួយ ពីការ ខកចិត្ត ដែលគាត់ បានទទួលអារម្មណ៍ នោះទេប៉ុន្តែ បានស្ងៀម នៅ ទីនោះ អ្នកទុកឱ្យ ខ្ញុំ, មិនខ្ញុំនឹង ផ្តល់ឱ្យ បន្ថែមទៀត។

ខ្ញុំបានបន្ត វិធីរបស់ខ្ញុំ នៃជីវិត ត្រូវបានគេ ផឹក និងការ លួច ហើយនោះជា ពេលដែល នៅតែ ស្វែងរកនិង ស្វែងរក វា ជាច្រើនលើក ហើយនោះជា ពេលដែលនាង បានប្រែក្លាយ ទៅជា ចង់ ទទួលយក ខ្ញុំ, មិន ដឹងថាអ្នក បានធ្វើឱ្យខ្ញុំ រងទុក្ខលំបាក ខ្ញុំនឹងមិន ចង់ ត្រឡប់ទៅ មានអារម្មណ៍ ថា ជាការ ឈឺចាប់ ប៉ុន្តែតែងតែ បានទៅ រស់នៅ និងនៅតែ មានវា។

ខ្ញុំនៅតែ មានវានៅក្នុង ចិត្តរបស់ខ្ញុំ គឺជា មូលហេតុដែលខ្ញុំ បានរស់នៅ ជាច្រើនឆ្នាំមកហើយ ដូច្នោះនៅក្នុង គុក តែងតែ គិតថាវា តែងតែ មានដើម្បី មានវត្តមាននៅក្នុង របស់ខ្ញុំដូច្នោះ ខ្ញុំមាន ការកោតសរសើរ ខ្លាំងណាស់ ចំពោះ ចំណង់ចំណូលចិត្ត នេះ មិនមែន រស់នៅ ស្មើ មួយផ្សេងទៀត។

Linhó ក្រោយពី រយៈពេលបីខែ នៃការ ចូលរួមក្នុង ខ្សែសង្វាក់ **Linhó** បង្ការ ផ្តោលទោស , រឿងរ៉ាវរបស់ខ្ញុំ ចាប់ផ្តើម នៅជុំវិញ ក្លា ហាន នៃការ ដែលត្រូវបាន ដាក់កម្រិត ដោយ ភាពក្លាហាន ដូច្នោះ នៅក្នុងការដែល យើងត្រូវតែ ដោះស្រាយជាមួយនឹង នរណាម្នាក់ផ្សេងទៀត ក្នុងពី ភពលោក នេះ មានអ្វីកើតឡើង នេះមាន ដូចជាខ្ញុំស្គាល់ថា ផ្លូវ នេះអាច មានរយៈពេលយូរ ពេកនៅក្នុង **seclusion** , ប្រែក្លាយទៅជា

ការរត់ ក្នុងព្រៃ នេះវា ជា វិធីដែលស្រួលបំផុត ដើម្បីដោះស្រាយជាមួយ ពួកអ្នកដែលបាន ប្រព្រឹត្ត បទឧក្រិដ្ឋ និងមាន នៅក្នុង ខ្សែសង្វាក់ គឺពិភពលោក ដែលជាកន្លែងដែល គ្រប់គ្រង ច្បាប់នៃ ការល្ងង់ខ្លៅ មួយ ហើយនៅពេល ដែលយើងអានជាមួយនឹងការ លា ត្រូវតែដោះស្រាយ ជាមួយពួកគេ ប៉ុន្តែប្រសិនបើ យើងមានការ ធ្លាក់ ពេក អាចធ្លាក់ចុះ ដូច្នោះ ជីវិតជា ជីវិតដែល នៅទីនោះ ត្រូវតែ ត្រូវបានយក មិនមានច្រើន មូលដ្ឋាន មិនមានច្រើន សម្បទា ដែលត្រូវបាន សង្គ្រោះរបស់យើង គឺជា វិធីសាស្ត្រ ដែលខ្ញុំ បានជ្រើសរើស ឱ្យខ្ញុំ នេះបានធ្វើ ការឈ្នះ នោះទេប៉ុន្តែ ការចាប់ផ្តើមរបស់ខ្ញុំនឹង ក្លាយជា យូរមកហើយ និងជា ការចាប់ផ្តើម មានបញ្ហា ព្រោះខ្ញុំបាន រកឃើញខ្លួនឯង ដោយមិនចាំបាច់មាន ស្រ្តីម្នាក់ បានដោយគ្មាន សេរីភាព ដែលខ្ញុំបាន រកឃើញខ្លួនឯង បានជាប់គាំង បាត់បង់ និងជា ថ្មីខ្ញុំ បានគិតពី អ្វីទាំងអស់ដែល អាចមាន ដើម្បីឱ្យមាន នៅក្នុងឆ្នាំនេះ អាចហុច នៅទីនោះ។ ដូច្នោះ អ្វីដែលខ្ញុំ បានធ្វើអ្វីខ្លះ? ខ្ញុំចាប់ផ្តើម ដើម្បីទទួលបាន ការគោរព នេះវា មិនមែនជា ការងាយស្រួល, ទោះបីជា មិនចង់ ទទួលបានការ ចូលទៅក្នុង ជម្លោះ នៃអំពើហិង្សា ដែលពួកគេបាន កើតឡើង ដោយសារពួកគេ ចូលទៅ តាមរយៈការ ទម្លាប់ មួយដែល បន្ទាប់មក នៅពេលក្រោយ បានមកដល់ ដឹង ថា បន្ទាប់ពីការ ទម្លាប់ មើល បាន **disgusted** ទៅរស់ មិនដែល បានគិតថា មនុស្សមនុស្ស អាច ធ្វើឱ្យគ្រោះថ្នាក់ ខ្លាំងណាស់ ទៅគ្នាទៅវិញទៅមក ទេព្រោះ គ្នា លក់ ថ្នាំ , អ្នកផ្សេងទៀត គឺមាន អ្នកប្រើប្រាស់ ដោយសារតែ ជីវិតដែល នៅក្នុងខ្សែសង្វាក់ មួយដែល មានន័យគឺដោយសារ ផ្តាច់មុខ នេះគឺជា គ្រឿងញៀន បានទេព្រោះ នោះហើយជា របៀបដែលខ្ញុំ បានចាប់ផ្តើម ជក់បារី ហេរ៉ូអ៊ីន ដូចដែល បានចូល សង្វាក់ រួចទៅហើយដោយ ការប្រើប្រាស់ ហួសកំរិតនៃ កូកាអ៊ីន ហេរ៉ូអ៊ីន បានសម្រេចចិត្ត ចាប់ផ្តើម នោះទេប៉ុន្តែ ទម្រង់នៃការ រ លេង ហេរ៉ូអ៊ីន ផ្សេង **look''ll** មួយប៉ុន្តែ នៅពេលដែលខ្ញុំបាន ឃើញថាខ្លួនខ្ញុំ ត្រូវបានគេ គោង មិនអាច ធ្វើអ្វីបានទេ ប៉ុន្តែខ្ញុំបានរៀន ដើម្បីធ្វើការ នោះទេប៉ុន្តែវា នឹងត្រូវ បានរាយការណ៍ នៅពេលក្រោយ បន្ទាប់មក ចាប់ផ្តើមនេះគឺ ឱ្យមាន ជីវិតនៅក្នុង ខ្សែសង្វាក់ ទោះបីជា ការពិត ហៀសខ្លួន ទៅកាន់ ការសប្បាយ មួយ គ្រាន់តែ លាលែងពីតំណែង ដើម្បី ហេរ៉ូអ៊ីន ដើម្បីដឹង ថាខ្ញុំនឹង អរូបី គំនិតនៃការ រួមភេទ ដែល ត្រូវបាន បំពាក់ដោយ សារធាតុគីមី ដែលថា នឹងមិន អនុញ្ញាតឱ្យខ្ញុំ គិតអំពីរឿងនេះ ទេ។ ខ្ញុំមាន សេចក្តីស្រឡាញ់ **platonic** ជាការ ស្របច្បាប់ និងទទួលបាន ក្តីស្រឡាញ់ដ៏អស្ចារ្យ ទេប៉ុន្តែ រឿងមួយដែល ត្រូវបានធានា នោះទេប៉ុន្តែ មិនគ្រប់គ្រាន់ ដើម្បីព្យាយាម , មិនដែលអ្នក គ្រាន់តែចង់ ជក់បារី វាតែងតែមាន ទិដ្ឋភាពមួយ ដែលយើង ចង់ក្លាយជា មេដឹកនាំ នៃការមើលឃើញ អ្នកដទៃទៀត ក្នុងឋានានុក្រម មួយដើម្បី បញ្ជា ពីអ្វីដែលអ្នកដឹងថា អ្នកមិនអាច ទេវា ជាការ ឈឺចាប់ , វាគឺជា ការលំបាកក្នុងការ បំបែក , ខ្ញុំបាន សម្រេចចិត្ត មិនមានអារម្មណ៍ សោកស្តាយសម្រាប់ នរណាម្នាក់ ទេព្រោះខ្ញុំ ក៏ នៅទីនោះ ត្រូវបានគេ ចំណាយប្រាក់ បំណុល យុត្តិធម៌ មួយប៉ុន្តែ ផ្លូវ របស់ខ្ញុំគឺ អាក្រក់ ខ្លាំងណាស់ បានរៀន មេរៀននេះ មុន នឹងគេវាយដំ ហើយ មិនបាន បាត់បង់ ដោយសារតែ ចេញមក នៅ ពាក់កណ្តាល នៃ ការកាត់ទោស នោះទេប៉ុន្តែ រូបភាព របស់ខ្ញុំត្រូវបាន ដុត ត្រូវបាន យោង ជាការពិត នោះមានដំណើររឿង នៃការ អនុម័ត របស់ខ្ញុំតាមរយៈ ប៉ុន្មានឆ្នាំ ទាំងនេះនៅក្នុង ពន្ធនាគារ មួយ គឺជា ការចាប់ផ្តើមនៃ ការបញ្ចប់ គោលការណ៍ រឹង ដែល ខ្ញុំមិនអាច សោកស្តាយ នោះខ្ញុំបាន ជក់បារី សម្រាប់ឆ្នាំដើម្បី គ្រឿងញៀន ដូចជា បានជួយខ្ញុំ ចេញ ពីតម្រូវការ ដ៏អស្ចារ្យមួយ ដែលយើង ទាំងអស់គ្នា មានអារម្មណ៍ថា វាជាការ លក្ខខណ្ឌ ឡូជីខល អារម្មណ៍រីករាយមួយ សេរីភាព លក្ខខណ្ឌ ក្នុងការ ដើរទៅ រស់ជា តិ ដ៏ស្រស់ស្អាត ឆ្នាំ ទាំងអស់នេះ ខ្ញុំក៏ស្រឡាញ់ ដែលខ្ញុំ បានកសាងឡើង នៅទីនោះ ទេតែថានឹងត្រូវបានសម្រាប់ ពេលក្រោយ ខ្ញុំនឹង និយាយពី ការធ្វើដំណើរ នោះគឺ ក្នុងរយៈពេល មិនបាន ដឹងថាតើ ទាំងអស់ ចាប់ផ្តើមជាមួយ ធាតុ នៅពេលដែល ទណ្ឌិត ដែលកំពុង ស្វែងរក សុខុមាលភាព ស្វម្បីតែ នៅក្នុង ជីវិត ក្នុង **seclusion** ប៉ុន្តែនេះជា ប្រធានបទ ទាំងអស់, ដោយសារតែនៅ សុខុមាលភាព របស់យើងមិនអាច ប្តឹងខ្លួនរណ៍ ទៅនរណាម្នាក់ដែល មើលទៅ យើង អាច មិនសព្វព្រះហឫទ័យ នៅចំណុច នានា ជាលើកដំបូង អាចត្រូវបាន លួច ជាលើកទីពីរ អាចបើកទោសការ ការងារ , សេចក្តីស្រឡាញ់ ឬភាគី ទីបីដែល អាចបើក មេផ្ទះ ថ្ងៃ មានច្រើន នៃភាពខុសគ្នា នៃបុរស នៅក្នុង ខ្សែសង្វាក់ ដែលមិន អា

ច្រក្រវបាន តែងតែជាដឹងថាអ្វី ទៅ ក្នុង ព្រលឹង ឬ ថាមនុស្សគ្រប់គ្នា ចូលចិត្ត ជាច្រើន ជ្រើសរើសយក សិទ្ធិ មិនត្រូវបាន harmed នេះប៉ុន្តែ ក្រៅពី ថាមាន ចំណុចសំខាន់ ជាច្រើនទៀត នៅតែមាន , ដែលមិនធ្លាប់មាន , មិនធ្លាប់មាន, អ្នកអាចទិញ មិត្តភាពមួយ , បើ ទោះបីជាវា ត្រូវបានបង់ នៅក្នុង ខ្សែសង្វាក់ នេះការប្រឈមមុខគ្នា គឺមាន ការលំបាកខ្លាំងណាស់ នៅក្នុង ខ្សែសង្វាក់ នេះ មានអ្នកដែល មិនមានអ្វី , ប្រឈមមុខដាក់គ្នា នៅក្នុង ខ្សែសង្វាក់ នេះគឺ រលុង, រលុង នៅលើដៃមួយ និងជា យ៉ាងខ្លាំង ទាំងមូល និង ពាន់លានដុល្លារ ឬនាង បាន ផ្តល់ឱ្យ ត្រូវប្រមាញ់ ដើម្បីទទួលបាន ឆ្ងាយ ជាមួយខ្ញុំប៉ុន្តែការ ចង់ ដើរ ចង់ ដូច្នោះដើម្បី ដើរ វិធី វិធី, វាគឺជា វិធីដែលខ្ញុំ តែងតែ ទាំខ្ញុំ ជាយូរមកហើយ ក្នុងការយល់ ដែលជា ផ្នែកខាង របស់ខ្ញុំគឺ តែងតែមាន ចិត្តសាស្ត្រ បន្ថែមទៀត។

វាគឺជាការ ពីទីនោះ មិន បានរកឃើញផ្លូវ នៃសេចក្តីល្អ នៅក្នុង ខ្សែសង្វាក់ នេះ មិន ជឿថានៅ ល្អ តែ បានឃើញ អាក្រក់។ តើធ្វើដូចម្តេច មក ? ដោយសារតែ ខ្ញុំមានអារម្មណ៍ ស្តាប់ខ្លឹម ជាមួយ ខ្លួនឯង ដោយសារតែ ភ្នែករបស់ អ្នកដទៃទៀត គឺគ្រាន់តែ ឆ្កេញ មួយ ឆ្កេញ គឺជាពាក្យ ពាក្យទ្រ គោះ មួយ ដែលយើង ដែលយើង ប្រើ, ដែលមានន័យថា **Slacker** អ្នកដែល មិនចង់ លះបង់ ដើម្បីបុព្វហេតុ ផ្សេងទៀតជាង អ្វីដែលត្រូវ បាន លាលែងពីតំណែង ទៅធ្វើ, តែងតែ ទៅ ជាផ្លូវ មួយ ដែលតែងតែ ផ្តល់នូវការ ដំទេវភាព , អំណាច នេះ គឺមាន ជំនឿ នៃក្តីសង្ឃឹម និងជំនឿ នេះហើយ ដែលខ្ញុំ តែងតែ អនុវត្ត នៅក្នុង ខ្ញុំហើយ ខ្ញុំបានឃើញ មនុស្សយាត នៅ ទីនោះ។

ប៉ុន្តែខណៈ ដែលខ្ញុំមាន **marimbar** សម្រាប់ការនេះ និងបាន អនុញ្ញាតឱ្យខ្ញុំ រស់ មិន បានព្យាយាម ធ្វើបាប ខ្ញុំហើយ ការពិត ត្រូវបាន ប្រាប់ ហើយវា ជាការ ច្បាស់អំពីរបៀបដែល នេះ បានចាប់ផ្តើម ទាំងអស់ដែល ខ្ញុំបាន មិនស្ថិតស្ថេរ ខ្លាំងណាស់ មិនអាចទាមទារជាមុនបាន និ ងនាយកសាលា ដែលបាន លើកទឹកចិត្ត ឱ្យខ្ញុំដើម្បីបន្ត ការសិក្សា របស់គាត់ប៉ុន្តែ បានបញ្ចប់ , គ្រាន់តែ ទាំងអស់ មិនមែនជា ការសិក្សា ដែល មាន ការគាំទ្រពី ក្រុមគ្រួសារ ការគាំទ្រ ធានា។

នេះតែងតែ មាននៅ ពេលដែលវាត្រូវ បានធានា ជាមួយនិង វិធី ត្រជាក់ ដើម្បីរស់ ហើយអាច អះអាងថា អ្វីដែលជា ការអាក្រក់ ហេតុអ្វី បានជា ហៅ ការគាំទ្រ បានធានា ក្នុង ច្បាប់នេះ គឺមាន ទាំងនោះដែល ផ្តល់ឱ្យយើង អាក្រក់ នៅពេលដែល យើងបានត្រូវ ជំនុំ និងត្រូវបាន បរាជ័យដោយ ប្រព័ន្ធនេះ ដោយសារតែ ដោយមិនមាន លុយ យើងត្រូវបានគេ រុញ ទៅប្រព័ន្ធ ដែលជាកន្លែងដែល មានការ ប្រាក់ ទាំងអស់ទៅ បានល្អ, ការប្រព្រឹត្ត យុត្តិធម៌ ព្រោះប្រសិនបើ មិនមាន រួចទៅហើយ។

ដូចដែលពួកគេ ជឿលើ អ្នក, ពួកគេអាចធ្វើ អ្វីដើម្បី ផ្លាស់ប្តូរ ដោយសារតែ ពួកគេមាន បុគ្គលិក ហើយពួកគេ គ្រាន់តែមាន ដើម្បីទំនាក់ទំនង ដែលមិន អាចធ្វើ ការដោយគ្មាន តម្រូវការ ដែលត្រូវបាន កំណត់ សម្រាប់ យុត្តិធម៌ ដោយមាន ពាក្យបណ្តឹង ការស្នង់មតិ នៃការ បើកចំហ មួយ ប៉ុន្តែ ប្រសិនបើ ពួកគេត្រូវបាន បើកការស៊ើបអង្កេត ដែលខ្ញុំ តែងតែ បានរួចខ្លួនពីការចោទប្រកាន់ នោះទេព្រោះ គាត់ដឹងថា ការដើរ នៅក្នុងចលនា នៅក្នុង ខ្សែសង្វាក់ នេះ បានដឹងថា ឆ្នាំ ពុករលួយ នោះ អ្នកដែល ដឹក ថ្នាំ ទៅពន្ធនាគារ ផ្សេងទៀត មួយចំនួន ទទួលបាន ឆ្ងាយ បានបញ្ចប់ ឡើងនៅក្នុង ពន្ធនាគារ។

មួយចំនួនរបស់ ប៉ូលីស ទាំងនេះ រួចទៅហើយ ដឹងថា អ្នកទោស ដែលបាន ល្អ និងមាន ភាគ មួយជាមួយ មួយនៃ **Alfredo** នេះគឺជា បុ

រសម្បក់ នៃ យប់នោះ ស្តេច យប់ , ប្តូរ អ្នករុករក ផ្ទះ ដែលជា ស្តេច ពិតនៃ ក្រុមម៉ាហ្វិយ៉ា នេះ សមនឹងទទួលបាន ជីវិតមួយល្អបំផុត គឺជា អតីត ប៉ូលីសបាន **goe** តែមួយគត់ដែល បានចាប់ផ្តើម ពីបទឧក្រិដ្ឋកម្ម វិធីដែលខ្ញុំ សប្បាយចិត្ត ក្នុងការ និងយាយពី វានៅក្នុង សៀវភៅរបស់ខ្ញុំ ដោយសារតែខ្ញុំ បានរៀន រៀងមួយចំនួន ជាមួយនឹងគាត់ នោះទេ ទោះបីជាគាត់ បាន ប៉ូលីស និង មាន ភាគ តិច ជាវិជ្ជមាន នៅក្នុងជីវិត របស់ខ្ញុំ ជាមួយនឹង គាត់ , ពួកគេព្យាយាមសម្លាប់ ខ្ញុំក្នុង រដ្ឋ ពន្ធនាគារ តែនៅ ពេលនេះ គឺជា ទាហានជើងចាស់ ម្នាក់ រួចទៅហើយ ប្រាំ បានជួបប្រជុំគ្នា នៅទីនោះ។ គាត់បានដឹងថា គ្រប់ ភ្នាក់ងារ និងអ្នក ទាំងអស់ដែល ស្គាល់ខ្ញុំ ហើយ រៀងនេះ បានធ្លាក់ ខ្លួនឈឺ សង្វាក់ ទាំងមូល ដែលទាក់ទងទៅនឹង ទោស ដោយសារតែ ខ្ញុំមានការ លើកទឹកចិត្ត សម្រាប់ទាំងអស់ នៃពួកគេ គឺ ជាឧទាហរណ៍ មួយ ដែលពួកគេ បានឃើញ នៅក្នុងខ្ញុំ , ធានា និងន្ត ភាព នៅក្នុង ឯករាជ្យ នោះទេព្រោះ យើងត្រូវតែមាន នៅទីនោះហើយ ពេលដែលខ្ញុំបាន រៀបរាប់ខាងលើ ថា ជ្រោយ **Verde** ដែល នឹងមាន អាពាហ៍ពិពាហ៍ របស់ខ្ញុំ ខុស ដែលមិន ត្រូវបានគេ តាមពិត ពួកគេចង់ សងសឹក ភាគ ដែល បានព្យាយាម សម្លាប់ខ្ញុំ ខ្ញុំត្រូវបាន អញ្ជើញឱ្យ ទៅ ជាមនុស្ស ក្បាល ប៉ុន្តែ មិនមែនខ្ញុំចង់ ពង្រឹង សហជីព មួយ គ្រាន់តែជាការ បានជាអ្នក មើលឃើញ ថាប្រសិនបើ ខ្ញុំចង់ គាត់នឹង ស្លាប់។

ក៏ប៉ុន្តែ រៀង នេះគឺ គ្មាន ដែលបានកើតឡើង នៅ **agrediram-** តែប៉ុណ្ណោះ មិនមែន សម្លាប់គាត់ គាត់បាន ប្រោសលោះខ្លួនឯង ហើយព្យាយាម ពង្រឹង ចំណងចិត្តភាព របស់ខ្ញុំជាមួយនឹង គាត់ នោះទេប៉ុន្តែគាត់ បានដឹងថា នៅខាងក្នុង វា នឹង មិនបំភ្លេច រៀងនេះ តែប៉ុណ្ណោះ បានអភ័យទោសឱ្យគាត់ ដោយសារតែគាត់ មាន ចិត្តរាបទាបហើយត្រូវរងទុក្ខឯង ដោយអ្វីដែល យើងបាននិយាយ អំពីខ្ញុំ មិនមែនដោយ ទោស នោះទេតែ សម្រាប់សេវា នៃ ឆ្នាំ គុក និងការដឹកនាំ ដោយសារតែគាត់ បានដឹងថាគាត់ មិនអាច ឈ្នះ ខ្ញុំ, បាននឹងចំណាយតម្លៃ នៃការស្លាប់ ដំបូង , បន្ទាប់មក ដូច្នោះ ខ្ញុំ អនុញ្ញាតឱ្យគាត់ ដើរហើយ នៅពេលដែលខ្ញុំ បានដឹងថា គាត់មាន ចិត្តរាបទាប រៀន គោរព វានិង ការទទួលយក ដោយសារ តែគាត់ មិនបាន នឹងមាន ជីវិតរស់ ប្រសិនបើខ្ញុំ មិន ចង់ឱ្យគាត់ នោះទេប៉ុន្តែ វាមាន ចំណុច នោះទេ គឺគ្រាន់តែ ជាការ តម្លៃខ្ពស់ ក្នុងការបង្កើនប្រាក់ , ខ្ញុំត្រូវបានគេ រិះគន់ ដោយ អ្នកទោស ធម្មតាដែល ស្អប់ ប៉ូលីស បាន, ខ្ញុំ **achincalhado** ។

- នែលសុន ដែលជា អ្នកទទួលយក បុរសម្នាក់ នេះ?

ខ្ញុំបានទទួលយក វាបាន ដោយសារតែគាត់ ខាងលើទាំងអស់ ដែលគាត់មាន ជំនាញវិជ្ជាជីវៈ មួយដែល បានឈ្នះ សត្រូវ ដ៏មានឥទ្ធិពល នៅក្នុងបរិស្ថាន ដែលពួកគេ បានរស់នៅ , ប៉ូលីស ជា គឺ ចំណេះដឹង ខ្លាំងណាស់ បានដឹងថា កំពូលនៃ យើងនិង បានដឹងថា មនុស្សដែល មានអនុភាព ដែលអាច ជួយ បានគំរាម ខ្ញុំឈប់ និយាយជាមួយបុគ្គល នោះឬ នឹងអនុញ្ញាតឱ្យ ដើម្បីឱ្យមានការ គោរព របស់យើង ហើយពួកគេ យើង ទេប៉ុន្តែខ្ញុំ ទុកឱ្យគាត់ រស់នៅ នោះវាគឺ ជាការ ជាផ្នែកមួយនៃ យើង ជ្រោយ **Verdeans** ខ្ញុំបានលើកឡើង ជា ណិលសុននិង លោក **Carlos** រស់នៅ យ៉ាងពិតប្រាកដ នៅក្នុងតំបន់ដែល ជាកន្លែងដែលខ្ញុំ បានធំឡើង នោះគឺពួកគេ ស្នា ដើម្បីសងសឹក ខ្ញុំនិង អោយមានបន្ទុះ មកបន្ទាប់ពីការ , ហើយ ពួកគេចង់ ឃើញ គេសម្លាប់ នេះ បែប បុគ្គល នោះទេប៉ុន្តែខ្ញុំ បានចាកចេញពី ខ្ញុំបាន អោយគាត់ទៅចុះ ខ្ញុំចង់ អ៊ីសោល របស់បុគ្គល នោះ ទោះបីជាខ្ញុំ មិនមានអ្វី ប្រឆាំងនឹង គាត់និង រៀងរបស់ បងប្អូន ទាំង នោះ**Carlos** ត្រូវបាន បាញ់សម្លាប់ដោយ មន្ត្រី **PSP** មួយដែលគាត់ ត្រូវបានគេ សំដៅទៅ ត្រូវបាន គេវាយដំ ខ្លាំងណាស់ លេង អុក ជាមួយខ្ញុំ គាត់ជា មួយ " អ្នកជំនាញ " នៅក្នុង វាលនេះ , តែ ដឹង ពីរបៀបលេង ប្រាក់ នេះខ្ញុំ តែងតែ និយាយប្រាប់ អ្នកថា មិនមានតម្លៃវា , ការលេងសម្រាប់ក្តីស្រឡាញ់ របស់ នោះទេតែ នៅ

ពេលដែល ត្រូវបានគេ ផងដែរ គាត់ត្រូវបានគេ កំពុងត្រូវបាន ឧបត្ថម្ភដោយ លោក Manuel និង romão និងការ badona ដែល យើងបាន ចែកជូន ជាបងប្អូន មាន ជំនួយ ទៅវិញទៅមក , មាន ទាំងអស់របស់ យើងនៅក្នុង ពាក់កណ្តាល ដែលជាកន្លែង ឧក្រិដ្ឋកម្ម lurks នៅ ទីពីរ ណាមួយដើម្បី មិល្លីវិនាទី នេះគឺមាន ច្រើន ហើយពេលខ្លះ ដែលយើងអាច ទទួល ចាប់បាននៅក្នុង ពាក់កណ្តាល ហើយនៅពេល ដែលយើងបានធ្វើ នេះហើយ ខ្ញុំបានសម្រេចចិត្ត ក្នុងការបន្ត វិធីរបស់ខ្ញុំ ខ្ញុំបានធ្វើ ការពារ ជាច្រើននៅក្នុង ខ្សែសង្វាក់ នេះ ពោលគឺ បានធានា សុខុមាលភាពរបស់ មួយចំនួន និងដើម្បី ទទួលជ័យជម្នះ របស់ខ្ញុំ នោះគឺ, មួយដៃ ស៊ីណូលបោកទោ ទៀត។

គឺជា ពាក្យស្លោក, បាវចនា របស់ ជំនួយ ទៅវិញទៅមក នោះទេប៉ុន្តែ វាមាន គ្រោះថ្នាក់នៃការ metermos នៅក្នុងស្ថានភាព មួយដែល តែងតែ ប្រសិនបើយើង ត្រូវបានហៅ ទៅនេះ មាន ការសម្លាប់មនុស្ស ក្នុង ក្រណាត់ មួយ មិនដែល ដាក់វានៅក្នុង សំណួរ ត្រូវបានគេ ល្អនិង សប្បាយរីករាយ មួយថ្ងៃ ដោយសារតែខ្ញុំ បានដើរឡើង ទៅនឹងសេចក្តីសម្រេច នេះ/ខ្ញុំមិនអាច ធ្វើបាន , តែងតែ បានគិតពី ខ្លួនឯង , ខ្ញុំ មិនដែល គិតថា នៅក្នុងការ អ្នកដទៃ។

វាជា ទាំងអស់ របស់ ខ្លាំងណាស់ក្នុងការ ផ្ទេរប្រាក់ របស់ខ្ញុំទៅ ជ្រលងភ្នំ របស់សាសន៍យូដា បន្ទាប់ពី ប្រាំបីឆ្នាំមកហើយ បញ្ចប់នៅក្នុង ក្រណាត់ , ពួកគេមិន ចង់ឱ្យ ខ្ញុំនិង ទទួលយក ខ្ញុំឱ្យ បានល្អ ពួកគេចង់ ធ្វើបាប ខ្ញុំតែ គោរព ឱ្យខ្ញុំ តែងតែ រង់ចាំ ការធ្វេសប្រហែស របស់ខ្ញុំ ជាអ្វីមួយ ដែលមិន បានផ្តល់ឱ្យ ពួកគេមាន ស្ត្រីម្នាក់ ដែលជា ផ្លូវការ នៅក្នុងឧស្សាហកម្ម ស្របច្បាប់ ជា មួយ នាងចូលចិត្ត ខ្ញុំហើយ បានអភ័យទោស របស់ នាងប៉ុន្តែ អភ័យទោស នេះជាមួយនឹង រសជាតិ នៅថ្ងៃ ដែលគាត់ បានធ្វើដំណើរ មកខ្ញុំ អន្ទាក់ នេះគឺ ពិតជា នៅពេលដែល ខ្ញុំមានអាយុ កាន់តែច្រើន ដែលមានឥទ្ធិពល ជាងការ ដែលមិនធ្លាប់មាន , មិនដែល និយាយ ច្រើនជាមួយនឹងពួកគេ ជាមួយនឹង ប៉ូលីស គឺ គ្រោះថ្នាក់ មួយ ខ្ញុំបានដើរ ត្រៀមខ្លួនជាស្រេច សម្រាប់ការ អ្វីនោះទេ។

ដោយមិនគិតពី ការអាក្រក់ , អំពើអាក្រក់ ដែលអាច ចូលមក ដើម្បីហុច ខ្ញុំព្រោះ ព្រះអង្គបានយក បានការអប់រំ ដោយផ្អែក នាពេលអនាគតនិង ជាមួយវា ដើម្បីរស់ ជាកត្តា ដ៏ខ្លាំង ដើម្បីជា ដូច្នោះ ហើយយើង ត្រូវបានប្រើដើម្បី ហើយយើង យក បង្រៀន ថាជីវិត គឺជាដូច្នោះ , រស់បាន ស្តាប់ យើង គ្រាន់តែយក នោះទេប៉ុន្តែ នៅពេលដែលខ្ញុំ ត្រូវបានគេ ផ្ទេរទៅ ជ្រលងភ្នំ របស់សាសន៍យូដា ទេប៉ុន្តែ ទាំងអស់ នេះគឺ នៅពីក្រោយយើង បានចាប់ផ្តើម រដ្ឋ ថ្មីមួយ នេះគឺជា វិធីរបស់ខ្ញុំ នៃជីវិតនិង វិធីនៃ ការគិត មិនអនុញ្ញាតឱ្យ ប្រហេទនៃ ការរំលោភបំពាន ណាមួយដែល មាន តួអក្សរ របស់ខ្ញុំ, simmered ក្នុងទឹកតូច មួយ ហើយនៅពេលដែល ខ្ញុំបានទទួល សាសន៍យូដា ជ្រលង , បានសម្រេចចិត្តទៅ យក ទិសដៅ ថ្មីមួយ , គាត់ចង់ កម្ចាត់ សុបិន្តអាក្រក់ នៃអតីតកាល នោះ បើទោះបីជា ខ្ញុំមាន បាន, ចុងក្រោយនេះ ពិតជា មាន ពួកគេ គឺ ជាវិធី ដ៏សាមញ្ញ នៃការ និយាយថា អ្វីដែលវាមាន ទៅទីនោះ ប៉ុន្តែមិន ណាស់, អ្វីដែល វាមាន ទៅមាន ទៅ !តែការ អនុញ្ញាតឱ្យចូលទៅ , អនុញ្ញាតឱ្យ ខ្លួនអ្នក ខ្ពស់ ក្នុងការ រងការវាយ ថាយើង ពិតជា មានការ គ្របដណ្តប់ មួយដែល ត្រូវបានចំណាយ និងជាម្ចាស់ នៃ កាឡាក់ស៊ី ទាំងមូល ដែលជា ដំណើរការ មិនប្រក្រតី ទាំងអស់ និងអ្វីគ្រប់យ៉ាង ត្រូវបានរៀបចំសម្រាប់ វាទេព្រោះ ពួកគេគឺជា និយោជកនិង និយោជិត មិនបាន គ្រប់គ្រង របស់ពួកគេដំណើរ រងរូងព្រូង ក្នុងការ លួចនិង ការនិយាយថា គឺជាការ ស្របច្បាប់ គឺជា ទម្រង់មួយ នៃការ បន្ត , ឱកាសពិសេសមួយ ដែល ភាគច្រើន លើកតម្កើង ខ្ញុំក្នុង ក្រណាត់ នេះគឺជា សមិទ្ធផល របស់ខ្ញុំ ក៏ដូចជាការ ធានាឱ្យ ឈ្មោះរបស់ខ្ញុំ នៅក្នុងអាជីវកម្ម នេះមាន រឿងមួយ ទៀត, វាគឺជា ពេលវេលា

នៃការ ទាំងអស់ឬ អ្វីសោះ ដោយគ្មានការ ហត់ឡើយ ឈ្នះ ឬស្លាប់ គឺជា ពាក្យស្លោក ដែលមាន នៅក្នុងខ្លួនខ្ញុំ មានកម្លាំង ក្នុងការរស់នៅ និងការ រីករាយជាមួយនឹង អំណាច ដែលខ្ញុំមាន ពេលខ្ញុំ ត្រូវបានគេ ព័ទ្ធជុំវិញ នោះ មិនដែល បានប្រើអំពើហិង្សា **gratuitous** ទៅមិត្ត របស់ ខ្ញុំ ដែលស្ទើរតែ បាន យំ ទឹកភ្នែក អាក្រក់ ដែលខ្ញុំ បានឃើញ កំពុងត្រូវបាន អនុវត្តដោយ ដៃគូ ផ្សេងទៀត ដែលត្រូវបាន គ្របដណ្តប់ ដោយអំពើ ហិង្សា និងប្រហែលជា ត្រូវបានគេ បង្ខំឱ្យ ធ្វើអ្វីដែល អ្នកជួញដូរ ដែល ចង់បាន នោះទេប៉ុន្តែខ្ញុំ មិន **enveredei** ដោយ ផ្លូវ ពិបាក ទោះបីជាបាន ឱ្យខ្ញុំ **hooked** ទៅ ហេរ៉ូអ៊ីន នោះខ្ញុំ បានស្រួច ចំពោះខ្លួនឯងថា ឱ្យទៅរស់ នៅក្នុង ខ្សែសង្វាក់ មានអន្ទះ ក្នុងការ សម្លាប់ និងការ រស់នៅក្នុង លក្ខណៈ ថ្លៃថ្នូរ មួយដែល នឹងមិន រំខាន ខ្ញុំបង្ហើយ ខ្សែ ត្រូវបាន ទាំងអស់នៃ ភាពមិនអនុគ្រោះ ពេលនេះ គឺជាអ្នក ដែល មាន ទាំងអស់កិច្ចព្រមព្រៀងនេះ ទោះបីជា វាមិនមែនជា បំណង របស់ខ្ញុំ បង្កើត សត្រូវ ដែលមាន ស្ទើរតែ ត្រូវបាន ដើរនិង ខ្លួនខ្ញុំផ្ទាល់ មាន ពួកអ្នក កំដៅ ព្យាយាម ធ្វើបាប ខ្ញុំ, ទិស មិនចូលចិត្ត ខ្ញុំ, បន្ទាប់មក នោះគឺជា អ្វីដែលពួកគេ បានធ្វើ បានបញ្ជូន ព័ត៌មាន នៃពួកគេ មានវត្តមាន នៅ ពេល ទាំងអស់នៅក្នុងនោះគឺជា ការបើកចំហដល់ ប្រសិនបើពួកគេ អាច ដំណឹង ដ៏ល្អបំផុតនៃ អ្វីគ្រប់យ៉ាងដែល ខ្ញុំធ្លាប់ អាចធ្វើបាន , ពួកគេ មានសមត្ថភាពវិនិច្ឆ័យ ទោសកំហុស នោះទេប៉ុន្តែ រឿងមួយដែល ទាក់ទាញ ការយកចិត្តទុកដាក់ របស់ខ្ញុំនិង ធ្វើឱ្យខ្ញុំ ផ្លាស់ប្តូរ **basieie** ខ្ញុំប្រើ នរណាស់ នៅក្នុងការ គ្រូ ដែលខ្ញុំមាន ខ្ញុំមានអារម្មណ៍សេចក្តីស្រឡាញ់ **platonnic** សម្រាប់ មួយចំនួនហើយ វាជាការ បន្ទាប់មក ដែល គ្រូ វបានគេនឹង បានល្អ នោះទេប៉ុន្តែ ទូក បន្ទាប់មក បែរ ចាប់ ខ្ញុំហើយ ដាក់ខ្ញុំ នៅលើ ជ្រលងភ្នំ ពួកសាសន៍យូដា មានការលំបាក បន្ទាប់ពី ប្រាំបី ឆ្នាំ នៃការ ដាក់ពន្ធនាគារ ពីក្រណាត់ទេសឯក , បានចាកចេញពី ប្រវត្តិ ដ៏ធំ កម្រិតជាប់ពន្ធនាគារ ដោយសារតែគាត់ បានដឹងថា អ្នកគ្រប់គ្នា ហើយពួក គេបាន ស្គាល់ខ្ញុំ ហើយនោះជា មូលហេតុដែល ខ្ញុំមិន ចង់ ដាក់ទោស ឱ្យខ្ញុំ មួយរយ ភាគរយ ខ្ញុំត្រូវបាន ដាក់ទណ្ឌកម្ម ជាញឹកញាប់ជាមួយ ផ្តន្ទា ទោស រឹមយ មួយសម្រាប់ ការរំលោភ និងការរំលោភបំពាន ពាក្យសម្តី ផ្សេងទៀត ដោយឆ្មាំ ហើយនោះជា របៀបដែលខ្ញុំខ្ញុំបានដឹងថា ពិតជា ត្រូវបាន គេ ដោះស្រាយជាមួយ បណ្តាត ដែលមានអនុភាព ជាងខ្ញុំ នោះទេប៉ុន្តែ នៅក្នុងការពិត ត្រូវបានគេ ទៀតទេ ខ្ញុំគ្រាន់តែមាន សៀវភៅនិង សញ្ញាប័ត្រ ដែល បានធ្វើ ការត្រូវបាន ខុសពី ខ្ញុំ នោះទេព្រោះ បន្ទាប់ពីការ រួចហើយ ត្រូវបានគេ លេង ខ្លាំងណាស់ជំនួសឱ្យ គ្រាប់បាល់ ដើម្បី កម្សាន្ត របស់ខ្ញុំ ជួបដោយចៃដន្យ ទាំងអស់ មានការ លេង ការលេង ខ្ញុំបាន លេង ត្រែក ខ្ពស់បំផុត ដែលមិនធ្លាប់មាន អ្វីដែល អ្នកអាច លេង, សន្លឹកអាត់ នៃ **spades** មនុស្សមួយចំនួន បានប្រាប់ខ្ញុំ ខ្ញុំអាច មើលឃើញថា នឹងមាន សំណាងអាក្រក់ ដោយអក្សរ នេះហើយ **diziam**-ខ្ញុំថា អាចមាន សំណាង អាក្រក់ជាមួយ លិខិត , ដង ការផ្លាស់ប្តូរ ហើយនោះជា នេះនៅពេលដែល ខ្ញុំចាប់ផ្តើម ដឹង ថាជីវិត គឺជាការមិន នៅក្នុង ខ្សែ សង្វាក់ នោះទេប៉ុន្តែ នៅខាងក្រៅ នោះទេតែ មិន ចង់ទៅ អន្តរជាតិ នោះទេប៉ុន្តែ ខ្ញុំដឹងថា នោះគឺជា ចំណុចខ្លាំង របស់ខ្ញុំ, ចាប់ផ្តើម ជារឿង ដ៏គួរ ត្រូវបាន បញ្ចប់នៅក្នុង ការសម្លាប់ ត្រូវបាន បងប្អូនប្រុស បីនាក់និង ពួកគេទាំងអស់ ប្រើប្រាស់ ហេរ៉ូអ៊ីន និង ហេរ៉ូអ៊ីន សម្រាប់ពួកគេ គឺជា តម្រូវការ ពេលបច្ចុប្បន្ននេះ , ដែលត្រូវ បាន ពឹងផ្អែក លើអ្វីដែល ត្រូវបានគេ ចៀនថ្នាំ ។

ប៉ុន្តែការ យ៉ាងប្រាសច្រៅ ចុះ, មនុស្ស ដែលមានចិត្តរាបទាប មាន ចិត្ត ដ៏ល្អ ដោយសារពួកគេ ត្រូវការដើម្បី ត្រូវបានជួយ ដោយសារពួកគេ បានយក នៅក្នុងជីវិត ហើយខ្ញុំក៏ បានយក វាគឺ ជាការ លំបាកក្នុង ជីវិតរបស់ យើងយើង អាច និយាយបានថា វាគឺជា ទាសករ មួយវិធី ជីវិត ត្រូវបាន ធ្វើឡើង , រាល់ថ្ងៃ យើងត្រូវ ជក់បារី នោះទេប៉ុន្តែ យើងនឹង **redraw** ។

ប៉ុន្តែទាំងអស់ នេះ គឺជាលទ្ធផលនៃ វិធីមួយ នៃជីវិត មួយដែល ផ្លាស់ទី មូលហេតុ នេះដោយសារតែ ខ្ញុំ ធ្វើ កំណាព្យ ទាក់ទងនឹង បទពិសោធន៍ និងបរិបទ នៃស្ថានភាពនេះ បាន នោះពួកគេ ទាំងអស់គ្នា បានសួរខ្ញុំ កំណាព្យ គឺដើម្បី សរសេរទៅកាន់ មិត្តស្រី របស់គាត់ គឺដូច ជាពួកគេតែងតែ សួរថា កំណាព្យ នោះទេតែ ខ្ញុំបាន បាត់បង់ ខ្លួនឯង និងជា នៅពេលនៃ ការប្រើប្រាស់ ដែលបាន អនុម័ត វិធីនៃ ជីវិតនេះ ខ្ញុំដឹងថា អ្វីដែលខ្ញុំដឹង ហើយខ្ញុំ មិនចង់ បង្រៀន អ្នកណាម្នាក់ នោះទេព្រោះ គាត់មាន បទពិសោធន៍ ទៅនឹង កាលពីមុន បានធ្វើឱ្យខ្ញុំ រឺរុករស នរណាម្នាក់ មួយមាននៅក្នុង ផ្ទះសំរាម ហើយ អាចនឹងត្រូវបាន លើកឡើង។

អ្វីគ្រប់យ៉ាង ត្រូវបាន ដាំឱ្យពុះ ចុះ នេះ ដោយវិធីនៃ បទពិសោធន៍ , របៀបដែល យើងរស់នៅ , វិធី ដែលយើងមាន ដើម្បីទទួលបាន គ្រឿងញៀន នេះទៅ ជក់បារី, ដូចជាប្រសិនបើ គាត់បាន ផ្តល់ជូន និងបានផ្តល់ នឹងមិន ទិញ នេះខ្ញុំ បានក្លាយជា ការនិយាយ យ៉ាងតឹងរឹង ដែលជា ឈ្មួញ គ្រឿងញៀន រកភ្ញៀវ ការលក់បាន ដើម្បីធានា ឱ្យខ្ញុំ surf ទៀត ប្រចាំថ្ងៃ របស់ខ្ញុំជាមួយនឹង ម្សៅ ដែលខ្ញុំ ជក់បារី នោះវាគឺ ពេលនោះហើយដែល ខ្ញុំបាន រកភ្ញៀវ នៃការ ជួញដូរ មួយដែលត្រូវបាន គេហៅថា ដូច្នោះ ពួកគេ ទាំងអស់គ្នា ចង់ ជួយខ្ញុំ ឱ្យខ្ញុំ ប្រើថ្នាំ ក្នុងការលក់ និងខ្ញុំបាន បរិភោគ , ខ្ញុំ មានការកំសាន្ត ដ៏ធំបំផុត ដែល អ្នកញៀន ណាមួយដែល អាចមាន , ត្រូវបាន ញៀន ថ្នាំ និងការ ជក់បារី។

ប៉ុន្តែខ្ញុំ ត្រូវបានគេស្គាល់ សម្រាប់ អ្នកកីឡា របស់យើង សម្រាប់ ការអនុវត្ត របស់ខ្ញុំនៅក្នុង ការបណ្តុះបណ្តុះបណ្តាល ដោយសារតែ រាល់ថ្ងៃ ហើយយា សាប អ្នកដែល បានឃើញ ខ្ញុំនិង សម្លឹងមកខ្ញុំ ដែលពួកគេ តែងតែមាន ឆ្លត មួយ ឆ្លត ដែលខ្ញុំ បានរៀបរាប់នៅក្នុង ទុកចិត្ត សៀវភៅនេះ ហើយនោះគឺជា ការសង្ស័យ , នៅពេលដែល បានធ្វើ អំពើអាក្រក់ យើងត្រូវរងទុក្ខវេទនា តែងតែ នឹង ក្លាយជា ការអាក្រក់ ដែលនឹង កើតឡើងចំពោះ ខ្ញុំ។

វាគឺតែងតែជា ការព្យាករ មិនបានរំពឹងទុក នោះ ដោយស្មោះ habituei- ខ្ញុំទៅ វិធីនៃ ជីវិតនេះ និងមាន ការលំបាកក្នុងការ ធ្វើសមាហរណកម្ម បន្ទាប់ពី ការចាប់ខ្លួន នៅក្នុង បរិយាកាស សង្គម ដោយសារតែវា គឺជាមធ្យម ដែលយើងដឹង គឺ ចន្លោះ តូចខ្លាំងណាស់ ដែលជាកន្លែងដែល ការរស់នៅ ប្រចាំថ្ងៃ នាំទៅដឹងថា ខ្លួនយើង ទាំងអស់ គ្នា ទេប៉ុន្តែ រាងកាយ។

យើងចង់ឱ្យ ពាក្យបញ្ជា ទាំងអស់ ដោយសារតែយើង ចង់ឈ្នះ ខាងស្តាំនៅក្នុង ចន្លោះដែល បានផ្តល់ឱ្យ សន្តិសុខ ដោយខ្លួនយើង ទៅនឹង ត្រូវបាន បញ្ចូលនៅក្នុង ឧបករណ៍ផ្ទុក ដែលយើង តែងតែ ដោះស្រាយជាមួយនឹង ការភ័យខ្លាច មួយដែល ពួកយើង ប៉ុន្តែវា មិនមែនជា ការភ័យខ្លាច នោះទេ គឺត្រូវ ធ្វើឱ្យ ប្រាកដថា ពួកយើង គ្រាន់តែ យើងអាច យកឈ្នះលើ ស្ថានភាពនេះ ដឹង

ពេលខ្លះ វាកើតឡើង នៅក្នុងជីវិត , ត្រូវបាន បង្ក ទៅជា កំហុស ធ្ងន់ធ្ងរ មួយ ដែល ត្រូវបានសរសេរ បានត្រឹមត្រូវ ព្រោះវា ត្រូវបានសរសេរដោយ បទពិសោធន៍ និងវិធី ច្បាប់ ដែល បានរស់នៅនិង បានកើនឡើង នោះទេ។

តើធ្វើដូចម្តេច មក ?

កម្លាំងនៃ ហេតុផលដែល តែងតែ ឈ្នះ និងវិនិយ ទាំងប៉ុន្មានដែល អាចធ្វើឱ្យ ជីវិតអាច ពេលខ្លះ មិនមែនជា ការ ត្រឹមត្រូវបំផុត ទាំងអស់ដែល មានទំងន់ ជាកត្តា ៖ បទបរិហារកេរ្តិ៍ មិន គួរឱ្យអស់សំណើច និងមិន ធ្លាក់ចូលទៅក្នុង ព្រះគុណ ជាការ មួយដែល ទាំងអស់ចង់ មើលងាយ , ការបង្កាប់ ! មានអារម្មណ៍ល្អ ហើយដូច្នោះ នៅពេលដែលមាន ការខ្វះខាតនៃ អំណាចសេដ្ឋកិច្ច មួយដែល តែងតែ ត្រូវបានកំណត់ទៅ លេង ព្រោះតែ ក៏ជាផ្នែកមួយ នេះ គឺជាការប្រកួត មួយដែល នោះគឺ មួយចំនួន បាននិយាយថា នរណាម្នាក់មាន ការដឹង ពីរបៀបលេង គឺមាន ពាក្យ ពេញនិយមសម្រាប់ សំណាង ក្នុងអាចផ្តល់ ពួកយើង ប្រហែលជា រឿង ល្អនិង សំណាង ដែលអាច ផ្តល់ឱ្យយើងនូវ អ្វីដែលយើងបាន ទាមទារ , សុខុមាលភាព , ជាការ ល្អអំពី ខ្លួនអ្នកផ្ទាល់ ដើម្បីជួយ ទេព្រោះយើង ត្រូវបានបង្រៀន ទៅវា ផងដែរ , មាន ជីវិតរស់ រួមជាមួយ របស់យើងឪពុកម្តាយ បងប្អូន ប្រុសស្រី ជីដូន ជីតា របស់យើងនិង សម្រាប់ ជាមាន , នេះគឺជា ជំនាន់របស់យើង ព្រោះយើង គឺជាលទ្ធផលនៃ ផ្នែកបន្ថែម របស់ពួកគេ ទៅ មើលឃើញ មនុស្ស ដែលបានបង្កើត ពូជ របស់គាត់ នោះគឺ ដឹងថាយើង មានសមត្ថភាពក្នុងការ ស្គាល់គ្នា នោះដឹងថាអ្នកដែល មាន របស់យើងនិង របស់យើងគឺ តែងតែនៅលើ ផ្នែកខាង របស់យើងប៉ុន្តែ មិនដែល ចង់ មើល ទៅ មានសមាជិក ក្នុងគ្រួសារ ដែលមិនអាច ឱ្យពួកគេ ពេញចិត្ត មួយ , ពួកគេមាន រូបដើម្បី ការពារជីវិត ដូច្នោះ ត្រូវបានធ្វើ ការអីតនៃ សហជីព មួយសុខុមាលភាព គ្មាននរណាម្នាក់ ចូលចិត្ត ដើម្បីឱ្យមានការ ប្រដៅ ម្យ៉ាង មើលឃើញ នរណាម្នាក់ ដែលជា ក្រុមគ្រួសារ ឬនរណាម្នាក់ដែល ជិតស្និទ្ធនឹង យើងដោយសារតែ នៅចុងបញ្ចប់ របស់យើង នៅចុងបញ្ចប់ យើងត្រូវបាន មនុស្ស ទាំងអស់យើង ត្រូវតែដោះស្រាយ ជាមួយ គ្នានិង បរិយាកាស គ្រួសារ ពេលខ្លះទាំងនៅលើ ម៉ាស៊ីន ផងដែរ , មានអារម្មណ៍ថា ជាម្ចាស់ នៃអ្វីដែល បានបង្កើត និងធ្វើឱ្យវា ជាវិធី នៃជីវិតដែល ត្រូវបានសរសេរ នៅក្នុងទាំងអស់ អាន ទ្រឹស្តី ដែលអាច អានបាន ពោលគឺ ការសិក្សារបស់ សាសនា មួយ។

យើងទាំងអស់គ្នា ជាមួយនឹង យក មេរៀន សីលធម៌ វាជាការ ត្រឹមត្រូវ ថាអ្នកដែល មានអារម្មណ៍ថាមាន ភាពស្និទ្ធស្នាល ជាមួយ ស្មោះត្រង់ ដូច្នោះ អ្នកដែល ធ្វើអ្វីគ្រប់យ៉ាង នៅជុំវិញ មើលឃើញ មនុស្ស ដ៏ល្អ របស់យើង ស្រឡាញ់ មើលឃើញពួកគេ ឱ្យបានល្អ , der ក្នុង der , និង មិនចង់ ធ្វើបាប ពួកគេមុនពេល រូបភាពដែល រក្សា ហើយថាពួកគេ ត្រូវបានបង្រៀន នេះ តម្លៃដែល ពួកគេបាន សម្រេចមិន អនុញ្ញាតឱ្យពួកគេ មើលទៅល្អ ដើម្បីឱ្យ ស្ថានភាពមួយដែល ប្រហែលជា អាច ត្រូវបានដោះស្រាយ មិនត្រូវបានគេ យល់ខុស នៅពេលខ្លះ នោះទេ។ នេះ គឺជា ស្រស់ស្អាតខ្លាំងណាស់ ហើយ ប្រព័ន្ធផ្សព្វផ្សាយ ក៏បាន បញ្ជូន ដូច្នោះ ស្មើ facade នេះ និងបង្ហាញនូវ រូបភាព ដ៏ស្រស់ស្អាត ត្រូវបាន ដាក់សម្ពាធ ដោយអំណាច ដែលយើង ទាំងអស់គ្នា ទទួលយក អភិបាលកិច្ច ប្រធានបទ ការលំបាក យ៉ាងខ្លាំង មួយផងដែរ , ប៉ុន្តែវា មានដើម្បីធ្វើជាមួយ ទាំងអស់នេះ ដែលនឹងត្រូវ បានរាយការណ៍ នៅទីនោះ យើង មាន យើងនឹងបន្ត ដើម្បីមាន ការអប់រំ ត្រូវបានផ្តល់ ដល់អ្នកដែល អះអាងថាខ្លួនជា ម្ចាស់នៃ ហេតុផល ហើយពេលខ្លះ ពួកគេបាន បញ្ជូន និងចង់ អសាមគ្គីភាព ពួកគេទាំងអស់ មាននៅក្នុង រឿងមួយ ជាជ្រុងធម្មតា ដើម្បីរក្សា ផងដែរ រ៖ សុខភាព មួយដែលជា សុខុមាលភាព ថាពួកគេ អាចផ្តល់នូវ ដែននៃ ការទាំងអស់ ដែលអាច ប្រាថ្នា និងការ ចង់ សុខុមាលភាព សង្គម , ប៉ុន្តែពួកគេ ទាំងអស់ដែល បានរស់នៅ និងបានលើកឡើង ជាមួយនឹង ឪពុកនិង ម្តាយរបស់ ពួកគេ ត្រូវបានគេ ដែលបានផ្តល់ឱ្យ ត្រឹមត្រូវសម្រាប់ លក្ខខណ្ឌតែអាច រីកចម្រើន ក្នុងអាជីព ដែល មានគោលបំណង នោះទេប៉ុន្តែក៏ បរាជ័យ ទេប៉ុន្តែ តែងតែ ភ្លេច និងត្រូវបាន គ្រប់គ្រងដោយ រូបភាព ! ខ្ញុំ បានរក្សាទុក ការនិយាយ នេះ ដោយសារតែការ ដ៏ធំ របស់ខ្ញុំគឺជា ដ៏ធំនៅក្នុង ជីវិតនេះ រៀនបានច្រើន ជាមួយ ខ្ញុំបានបង្កើត អ្វីដែលខ្ញុំ ធ្លាប់មាន ក្នុងការអភិវឌ្ឍ បើទោះបីជា គាត់នៅក្នុង ខ្សែ មិនដែលគិតថា ទីបញ្ចប់ តែងតែ ambicionei ឱ្យមាន ទំនាក់ទំនង ដោយផ្ទាល់ជាមួយ បុ

គ្រូលិកនៃ គ្រឹះស្ថាន ដែលជាកន្លែងដែល ខ្ញុំនៅជា អាជីព របស់ខ្ញុំពន្ធនាគារ អាច **dub** វា វានឹង ត្រូវបានបកប្រែ បានល្អបំផុត នៅក្នុងលក្ខខណ្ឌ នៃ ពាក្យនេះ ផងដែរ ប៉ុន្តែវានឹង ត្រូវតែ ត្រូវបាន បកស្រាយថាជាការ ស្មោះត្រង់ និង ដោយស្មោះ ថាមាន នៅក្នុងជីវិត។ តើការ ពាក់ព័ន្ធ មាន ទំនាក់ទំនងទ្វេភាគី ត្រូវបាន ទំនាក់ទំនង ដែលបាន គ្រប់គ្រង ប្រទេសជាតិ ទាំងអស់នោះ គឺមាន បញ្ហា នៃការចាប់អារម្មណ៍ សហគមន៍ ដើម្បីការពារ ទ្រព្យសម្បត្តិ ដូច្នោះ ថាពួកគេ អាចផ្តល់នូវ សុខភាព ដូច្នោះ ត្រូវបានបង្កើតឡើង នៅក្នុងពិភពលោក , សេរីភាព ប្រធានបទ ដ៏លំបាកបំផុត ក្នុងការ និយាយយើងអាច ផ្តល់ឱ្យ ទាំងអស់ សេរីភាព រឿង ដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក របស់យើង គឺជា ការសប្បាយ ដ៏អស្ចារ្យបំផុត មួយដែលអាច មាននៅក្នុង ជីវិត គឺការ ដោយឥតគិតថ្លៃ , ដែលយើងមាន ដើម្បីដឹងថា ត្រូវ យកឈ្នះ ឧបសគ្គ ទាំងអស់ដែល យើងមាន ពេញមួយជីវិត ហើយអាច រកឃើញ មាន ភាពខុសគ្នា ដ៏ធំនៃ ពួកគេគឺ ខ្ញុំខ្ញុំ អាចចាប់ផ្តើម ជាមួយ មេ : ល្អ ក្នុងសង្គម យើងមាន រឿងមួយដូចគ្នា ដូច ខ្លួនយើង យើងអាចមាន អាក្រក់ ដ៏ស្រស់ស្អាត, មិនមានបញ្ហា ក្លាយជា ទម្លាប់ធ្វើការកត់សំគាល់ រស់នៅ មើលទៅ គឺមិនមែនជា អ្វីគ្រប់យ៉ាង ! ពេលខ្លះ នៅពី ក្រោយ មួយដំលូ មើល អាចរកឃើញ ជាក្រុម ដ៏ល្អ តិច នោះទេប៉ុន្តែ វាគឺជា ដៃ របស់ អាប៊ូឡូ ភាគី នៃភាពស្រស់ស្អាត នេះបាន រៀបរាប់ដោយ **Nietzsche** ខ្ញុំបានតាម ជីវប្រវត្តិ របស់គាត់ មានហេតុផល សម្រាប់ ភាគច្រើន ទេ ម្ខាង នៃភាពស្រស់ស្អាត គឺជាការ មួយដែលធ្វើឱ្យ យើង សុបិន្ត , ដែលធ្វើឱ្យ ពួកយើង ស្រឡាញ់ ទាំងអស់ ការល្អ ទាំងអស់ ប៉ុន្តែមាន ផងដែរ ទៅ ដៃក្នុងដៃជាមួយ អាក្រក់ដូច **Nietzsche** បានរៀបរាប់ មាន ភាគីខាង **Dionysian** នេះ នោះគឺ **incarnate** ល្អនិងអាក្រក់ នៅក្នុង សភា វគ្គ នៃការ ដែលមនុស្ស នៅពេលដែល យើងនិយាយអំពី មនុស្ស ទាំងអស់ ដែលមាន ទៅកំពូល អ្នកណា ដែលពួកគេមាន ដីធ្លី មិនថា នយោបាយ ថាតើ ចៅក្រម គឺជា អភិបាលក្រុង ប្រធានសមាគម ទាំងអស់ អាចត្រូវបាន, **presenters** ទូរទស្សន៍ ដើម្បីឱ្យមាន ទេពកោសល្យ និងមាន ការដឹងគុណ មួយប៉ុន្តែគ្មាននរណាម្នាក់ អាចបានអភ័យទោស , ខ្លួនវា ព្រះបន្ទូល លើកលែងទោស ទាំងអស់មាន ហេតុផល មួយហើយ នៅពេលដែលយើង ត្រូវបានដាក់ បញ្ហា ត្រូវតែទទួលយក អ្វីគ្រប់យ៉ាងដែល យើងធ្វើ ក្នុងនាម បានឱ្យដឹងថា ច្បាប់ គ្រប់គ្រង សង្គមនិង ដែលអាច អះអាងថា ច្បាប់ ព្រះបន្ទូល។ វាគឺជាការ នៅទីនោះដែល បានទទួល សិទ្ធិ មិនត្រូវបាន ផ្តន្ទាទោស និង ត្រូវបានកំណត់ ដោយច្បាប់ ទេពព្រះ វា កាច់ ទាំងអស់, ការរំលោភបំពាន មាន បានកើតមាន ហើយនឹង មាន ជាការ **Prologue** នេះ។

និង **Prologue** បានមកពី ព្រឹត្តិការណ៍ដ៏វិសេសវិសាល , រៀន លើសពី នេះយើង ទាំងអស់គ្នា រស់នៅ ដោយសារយើង ដឹងថា ព្រឹត្តិការណ៍ដ៏វិសេសវិសាល គឺច្រើនជាង ល្អ, វាអាចជា, វាអាចជា, គឺដើម្បី បង្រៀន គឺត្រូវមាន អ្វីគ្រប់យ៉ាង, ប៉ុន្តែមិនមាន ពាក្យគន្លឹះ កំណត់ ទាំងអស់ នេះ : ទស្សនវិជ្ជា , វិធី នៃជីវិត រីករាយ មួយនៃជីវិត គឺជាអ្វីដែល ធ្វើឱ្យ ឡើងលើមួយ នៃកត្តា ដ៏អស្ចារ្យ នេះយើង នៅតែមាន និង បន្តរស់នៅ តាមវិធី ដូចគ្នានេះដែរ ការវិវត្តន៍នៃ ជា ត្រូវបាន បង្កើត , ត្រូវបានគេ បោះបង់ចោល មិនធ្វើ អំពើអាក្រក់ មួយដែល ប្រទានពរដល់ល្អ ដែលយើង ងអាច អនុវត្ត គឺ ដ៏ទេវភាព ដែលយើង រៀន, គឺ ជោគវាសនារបស់យើង បានរៀន អ្វីគ្រប់យ៉ាងដែល ត្រូវបាន ចាកចេញពីពួកយើង មរតក តម្លៃ ដ៏អស្ចារ្យ មួយ ដូច្នោះ ពួកគេបាន **extol** ពាក្យដែល ពួកគេបាន សរសេរ នោះទេប៉ុន្តែថា ជាការ លើកតម្កើន ទាំងអស់នៃ ការរក្សាបាននូវ អំណាច និងត្រូវក្នុងការ តម្កើងឡើង សម្រាប់ ទាំងអស់នេះ អាចត្រូវបាន ស្រស់ស្អាត ប្រសិនបើយើង ពិតជា ត្រូវបាន បំពេញ ទាំងអស់និង ត្រូវបាន សរសេរ ជាការ ល្អណាស់។

តើធ្វើដូចម្តេច មក ?

យើងនឹងត្រូវបាន ចូលទៅ ផ្លូវ ធំបំផុត នៃការ rot មនុស្ស ត្រូវបាន ទាសករ នៃលទ្ធិប្រជាធិបតេយ្យ ច្បាប់ , ការប្រើប្រាស់នៃ ស្ថានភាពនេះ ត្រូវបាន ព័ទ្ធជុំវិញ និងត្រូវបាន ដាក់ជាចំណុះ ច្បាប់ តឹងរ៉ឹង ; ពេលខ្លះមិន មានប្រតិកម្ម តាមវិធីដូចគ្នា ជាធម្មតា វិធី conformist មួយ ត្រូវបានគេហៅថា អស្ថាប័ន ការ ដែលជា ការផ្លាស់ប្តូរ ទៅផ្នែកខាង យោរយោ ច្រើនបំផុត នៃការ នោះ ហើយជាអ្វីដែល ខ្ញុំមានអារម្មណ៍ថា ខ្ញុំ បាន រៀនពីបទពិសោធន៍ ថាការ មានកំហឹង គឺការគាំទ្រ ការផ្សាយបន្តផ្ទាល់ក្នុងការរស់នៅ និងការ រស់រានមានជីវិត ត្រូវបាន គេមើលឃើញ និង so're បង្ហាញឱ្យឃើញ ដោយតម្លៃ នៃវិទ្យាសាស្ត្រ ដែលត្រូវបាន គ្របដណ្តប់ ដូចជា វិធីដែល មានសុវត្ថិភាព នៃការរស់ នៅពេលនេះ ត្រូវតែ យើងមិនអាច គេច សំណួរថា លក្ខណៈ របស់យើងដែល ធ្វើឱ្យយើង មានភាព ចម្រុះ នោះទេតែ ទាំងអស់ មក ពីដូចគ្នា mystification គ្មាន មនុស្ស ច្រើនជាង អ្នកណាម្នាក់ ល្អឥតខ្ចោះ , មនុស្សគ្រប់គ្នា ដឹងថា ការរស់នៅ សម្រាប់ តម្រូវការនៃការ ធានាសុវត្ថិភាព និង អាចជឿទុកចិត្ត ការគាំទ្រ ដល់ការ ការ ទាំងមូល នេះ, សហការ , យើងបាន បញ្ចុះតម្លៃ ដើម្បីឱ្យ អ្នកផ្សេងទៀត អាចមាន ជីវិតដែល ល្អប្រសើរជាងមុន , ភាពអត់ការងារធ្វើ ដែលជា មូលហេតុ គ្រាន់តែជាការនេះ គឺជាបទពិសោធន៍ មួយដែលអ្នក ទាំងអស់ជាមួយ នឹង ចំណែក ខ្ញុំខ្ញុំ បានហៅ ការបន្ត រឿង នេះ ជា មួយ គឺជាផ្នែកបន្ថែម នៃបញ្ហា នេះ។

វាទាំងអស់ បានចាប់ផ្តើម បន្ទាប់ពី ការបំបែក ពីឪពុកម្តាយ របស់ខ្ញុំ ខ្ញុំត្រូវបាន បញ្ជូនទៅ សាលា អាវាសដូនដី មួយនៃ ហេល ជាឈ្មោះ មហាវិទ្យាល័យ នេះ នៅលើវិស្វកម្មកាល ជាមួយឪពុក ខ្ញុំគឺ នៅជិត ទីនោះ ប៉ុន្តែបន្ទាប់ពី ការបំបែក នេះមិន ប្រយោជន៍នឹងការ មានទំនាក់ទំនង ដ៏ល្អ ជាមួយឪពុក របស់ខ្ញុំហើយពី ទីនោះដែល វាទាំងអស់ ចាប់ផ្តើម ម្តាយរបស់ខ្ញុំ បាន ផ្លាស់ប្តូរទៅ ជាពិតមានមួយ នៅ បន្ទាប់ពី ការបំបែក នេះ ខ្ញុំមាន ប្រហែល 10 ឆ្នាំមកហើយ នៅពេលដែលខ្ញុំ បានមកដល់ ហើយ ខ្ញុំបានទៅ ជាពិតមាន នេះ សាលា រត់ មិនទទួលយក វិធីនៃ ជីវិតនោះ ទេប៉ុន្តែ apanharam- ខ្ញុំមានការ គ្មានទោស នោះ ដឹងថា កម្លាំង នៃច្បាប់នេះ មាន ឪពុករបស់ខ្ញុំ គឺនៅក្នុង យោធា ហ៊ាន ឱ្យខ្ញុំ វិធី រឿង ដែល ឪពុកខ្ញុំ បានប្រាប់ ខ្ញុំថា ជាមនុស្ស ម្នាក់ ដែលត្រូវបាន រួមបញ្ចូល នៅក្នុងយោធា ដែលបាន បម្រើ ប្រទេសជាតិ ដែលជា បុរសម្នាក់ ការលំបាកដូចដែលខ្ញុំ បានលើកឡើង នោះទេប៉ុន្តែ អនុញ្ញាតឱ្យ ត្រូវបានអនុវត្ត ដោយខ្លួនឯង ទៅគ្នាយដោយ ចំណង់ចំណូលចិត្ត របស់ពួកគេ ឱ្យស្រឡាញ់ នារីម្នាក់ ផ្សេងទៀត ដែលជា មនុស្សល្អ ដ៏មានឥទ្ធិពល ខាងរាងកាយ បញ្ហា ពេក ស្រឡាញ់ឱ្យបានខ្លាំង ដែលបាន ទទួលឥទ្ធិពលពី ហ្វែរនេ របស់ពួកគេដែល មាន លោកជា វិបុល មួយ ដែលជា ការរៀនសូត្រ ទាំងអស់ ដែល នៅពេលក្រោយមក ដើម្បីឱ្យមាន។

តើធ្វើដូចម្តេច មក ?

ដែនដែល ខ្ញុំដឹងថាខ្ញុំ អាចធ្វើបាន ពី ពេលវេលានៃការ ញែកចេញពីគ្នា បាន, ដូចជា ខ្ញុំនៅជាមួយ ម្តាយរបស់ខ្ញុំ បានក្លាយជា ឯករាជ្យ ម្តាយខ្ញុំ បានទទួលការ ស្រឡាញ់ ជាបុរស ធ្វើការងារ មួយ ដែលធ្វើការ នៅការិយាល័យ ប្រៃសណីយ៍ និងការ ប្រតិបត្តិការពិស្ត ជាមនុស្ស មានភាពសក្តិសម នោះក៏ បានចាប់ផ្តើមដូច្នោះខ្ញុំ ត្រូវការជាចាំបាច់ ដើម្បីជួយ ម្តាយខ្ញុំ និងបានក្លាយជា បណ្តាលឱ្យ លេចធ្លោ ទាំងអស់ នេះត្រូវបាន ដោះស្រាយ បានយ៉ាងល្អ ខ្ញុំបាន ប្រែចិត្ត ប្រែសក នោះទេប៉ុន្តែខ្ញុំ បានឈ្នះ ហើយខ្ញុំគិតថា នេះគឺជា ប្រធានបទ សមស្រប បំផុត, ស្រឡាញ់ ពួកគេដូច នរណាម្នាក់ សំណាងល្អ ពួកគេមាន បានយ៉ាងល្អ, មាន ជីវិតមួយ, វាជារឿងធម្មតា ដើម្បីឱ្យមាន ការពិភាក្សា នោះទេប៉ុន្តែ ពួកគេតែងតែ មាន ហេតុផល គឺថា

ខ្ញុំត្រូវបានគេ ដេកលក់ ដោយ អស្ចារ្យនៃ ការចង់ បានច្រើន នោះ ចង់ធ្វើ អ្វីសោះ គិតថា វាជាការ ងាយស្រួល។

ខ្ញុំចាប់ផ្តើម ធ្វើការ ដើម្បីជួយ ម្តាយរបស់ខ្ញុំ ទេប៉ុន្តែ គាប់ បានដឹងថា ខ្ញុំត្រូវបានគេ មិនត្រូវបាន គ្របដណ្តប់ , ខ្ញុំបាន ចាប់ផ្តើមធ្វើ ការជា **Casqueiro** ពេលគឺ ជាងដេរ ជំនួយ នោះគឺ ជាអ្វីដែល ធ្វើឱ្យ រចនាសម្ព័ន្ធ ដើម្បី **padded** ត្រូវ រាងនិង ធ្វើ គឺ សូម្បីតែ អ្នកជិតខាង របស់ខ្ញុំនៅលើ ព័ត៌មានជំនួយ ដែលបាន ធ្វើការនៅទីនោះ មុនពេលដែល ក្មេងប្រុស **toninho** នៃ ជំនាន់ខ្ញុំ មាន បងប្អូន ជា ច្រើន នោះទេប៉ុន្តែ ខ្ញុំមានការ ពេញចិត្ត នេះ។

បុគ្គលម្នាក់ ដែលបានធ្វើការ បុរស **Casqueiro** នៃរចនាសម្ព័ន្ធ ដើម្បី **upholster** សាឡាង មាន គឺ រូបរាង ដ៏រឹងមាំ ហើយ យុទ្ធិ ទៀតទេ ចង់ ដាក់ កាន់តែច្រើន ទម្រង់ ខ្លាំងក្លា នៃការនិយាយ ដែល បាន រួចទៅហើយ តាមរយៈ នេះជាមួយ ឪពុករបស់ខ្ញុំ ដូច្នោះខ្ញុំ បានដឹង សយកដោយការ ផ្លាស់ប្តូរ ស្ថានភាពនេះ , ខ្ញុំត្រូវបាន កាន់ ការរឹតត្បិត នៃជីវិត មិនមែន មានទម្ងន់ ខ្ញុំប៉ុន្តែ អាច អាម៉ាស់ ខ្ញុំនៅថ្ងៃនោះ ដែលជា បញ្ហានៃការ ចង់ មិនឈឺ ឬ រងរបួស នោះទេតែ ខ្ញុំបាន ការពារ ខ្លួនឯង បានគប់ ដុំថ្មមួយទំហំនៃ ដៃ នោះទេប៉ុន្តែ ខ្ញុំបានបាញ់ ផ្លាត ចង់ធ្វើឱ្យបាន ព្រមទាំង នេះ។

បានទទួលយក ខ្ញុំឱ្យ នៅឡើយទេ នៅទីនោះខ្ញុំ បានបន្ត ទៅធ្វើការ បន្ទាប់ពីខ្ញុំ ចាកចេញពី ជម្រើស នោះទេប៉ុន្តែ ជាម្ចាស់ បានស្តាប់ ប្រើប្រាស់ ដោយជំងឺ អេដស៍ ស្ថានភាព ដែលមិន ត្រូវបានគេ ចូលចិត្ត ខ្ញុំបានឃើញគាត់ ទទួលរង ជំងឺនេះ , ប៉ុន្តែតែងតែ គោរព គាត់ខ្ញុំ បានបាត់បង់ ការងារ របស់ខ្ញុំខ្ញុំ បានចាប់ផ្តើម នៅក្នុងទ្រព្យសម្បត្តិ , នោះគឺ នៅក្នុងភាសា នេះ ត្រូវបានប្រើជា ត្រូវបានដឹកនាំ , មិន បានដាក់ ឡើងជាមួយនឹង មេ ចង់ បានឯករាជ្យ , ខ្ញុំជា កូនរបស់ សត្វគោ មួយហើយ ធ្វើជា បែបនេះ។

នៅខែមីនា ឆ្នាំ **1996** ខ្ញុំត្រូវបានគេ រកឃើញនៅក្នុង ផ្លូវ រថភ្លើងក្រោមដី បាន មាន សេរីនៃ ការរំលោភ លើ ផ្លូវក្រោមដីនេះ មាន ការចោទ ប្រកាន់ ពីបទឧក្រិដ្ឋកម្ម ដែលបាន កើតឡើងនៅ ទីនោះហើយ នឹង ឱកាស បានចំណាយ **PSP** ដែល បានចូលមក សុំឱ្យ កំណត់អត្តសញ្ញាណ ជាមួយនិង ថាជាការ បានទេព្រោះមាន **antecedent** មួយ សប្តាហ៍ មុនពេលដែល បាននៅក្នុង **Benfica superesquadra** ចោទប្រកាន់ពីបទ លួច អ្នកអានមួយ នោះទេប៉ុន្តែ ក្មេងប្រុសម្នាក់ដែល នៅជាមួយ ខ្ញុំ **Ricardo** គឺ ការប្រុងប្រយ័ត្ន , គ្មានបទពិសោធ គាត់បាន មកពី ក្រពេញអូដ មិនបានដឹងថា ទីក្រុង នោះទេប៉ុន្តែ វាត្រូវបាន គេស្គាល់ថាជា មគ្គុទេសក៍ជាការ ញៀន ថ្នាំ និងនៅពេល ដូចដែលខ្ញុំ បានប្រើប្រាស់ កូកាអ៊ីន ដែលបាន រកឃើញថាវា ជាការល្អដើម្បី ឱ្យមាន ឈើច្រត់ សុវត្ថិភាព នោះគឺ ខ្ញុំនិង ការពារ សម្រាប់អនាគត នោះគឺ ត្រូវមាន កម្លាំង មួយ សហជីព សម្រាប់ការរឹតច្រើន មួយ។

ប៉ុន្តែឥឡូវនេះ នៅទីនេះ បានមក រចនាសម្ព័ន្ធ មួយនៃ កត្តា ដ៏សំខាន់នៃការ មានសមត្ថភាព ភាពស្មោះត្រង់ របស់ គ្នា , បានចាប់ផ្តើម រវង្ស នោះ ហើយជា របៀបដែលខ្ញុំ បានរកឃើញ អ្វីដែលខ្ញុំបាន ដឹងរួចទៅហើយ ថាអ្នកមិនអាច ជឿទុកចិត្ត បានប្រសិនបើអ្នក មិនដឹង ទេប៉ុន្តែ បទពិសោធរបស់ ខ្ញុំ គឺជា ដំណឹង គឺដំណឹងមួយ គាត់បាន ប្រាកដថា ខ្លួនខ្ញុំ ជាការល្អ នៅអ្វីដែល គាត់ បាន ធ្វើរួច ប្តូរ ប្រដាប់អាវុធ ជាច្រើន ដែលខ្ញុំបាន ដឹងយក ផ្លូវ ដែល មិនឱ្យ ប៉ះពាល់ដល់ នរណាម្នាក់ឡើយ គឺគ្រាន់តែ ទទួលបានប្រាក់ នេះ។

សម្រាប់អ្វី ?

ក្នុងការរស់នៅ នោះខ្ញុំ បានចូលរួមជាមួយ វិធីនៃជីវិត ហើយនៅក្នុង ខែមីនា ឆ្នាំ 1996 នេះ, ជាពិសេសច្រើនជាង 28 ត្រូវបានគេប្រាប់ ពី ដីកាចាប់ខ្លួន ចោទប្រកាន់ថាបាន បញ្ចប់ តែប៉ុណ្ណោះ បន្ថែម បាត់ខ្លួន ណែនាំ ស្បែកនេះ , មួយសប្តាហ៍ មុនពេលដែល ត្រូវបានគេ ចាប់ខ្លួននៅ ក្នុង superesquadra របស់ ក្រុម Benfica , ខ្ញុំជាដេក នៅក្នុងរថយន្ត មួយ ម្ចាស់ របស់វា ជា អសេនីយ៍ឯក អនុសេនី អាកាស បុរសម្នាក់ ដែលបាន រួចទៅហើយ តាមរយៈការ នៅក្រៅប្រទេស មួយដែលខ្ញុំ ត្រូវបានគេ dozing ដោយ ទម្លាប់ មាន, ប៉ុន្តែនៅតែ មាន ផ្ទះ នៅលើ ព័ត៌មានមួយ នេះបាន ពិតជា នៅយប់នោះ ជាលោក Ricardo និងការ លួច អ្នកអានមួយ និង បានធ្លាក់ ចុះ ដេកលក់ នៅក្នុងឡាននោះ យើងមាន ការភ្ញាក់ផ្អើល និងបានឯកភាព ដោយមន្ត្រី PSP បាន ជាកម្មសិទ្ធិរបស់ superesquadra របស់ ក្រុម Benfica , ប៉ុន្តែខ្ញុំមិន amedrantei ខ្ញុំហើយ បានប្រាប់ លោក Ricardo មិនឱ្យ បំភ័យ នឹងត្រូវតែ រឹងមាំ ហើយនិយាយថា គ្មានចុងបញ្ចប់ មាន ភស្តុតាង ផ្ទុយពីនេះ ទេ ប៉ុន្តែលោកបាន ព្រមាន ខ្ញុំថា ប៉ូលីស អាច លេចឡើងប៉ុន្តែ បានធានា គាត់ បានប្រាប់ គាត់ថា វាជាការ មិនអីទេ , បានដឹក ស្រាវីស្តី ច្រើនពេក ហើយចង់ ដេក ហើយ មិនមែន ជា ពុម្ពអក្សរក្បូរក្បាច់ ឱ្យខ្ញុំ ត្រឡប់ទៅផ្ទះហើយរស់ នៅក្បែរនោះ។ រឿងនេះ បានកើតឡើង វាជា ការសង្ស័យ ដ៏អាក្រក់បំផុត ដែលមនុស្ស អាចមាន អារម្មណ៍ថា នៅពេលដែលគាត់ បានបង្រៀន និង ហ្វឹកហាត់ ស្ថានភាពបច្ចុប្បន្ន ដែលអាច កើតឡើង នៅថ្ងៃនោះ ទទួលបាន ងាយ ជាមួយខ្ញុំ។ គាត់ អាច គោរពតាម ច្បាប់របស់ ខ្ញុំនៃការ មិនមាន អ្វីនោះទេ ក្នុងការនិយាយថា ទេប៉ុន្តែ ពួកគេមិន ជឿ និងបានទៅ ដើម្បីទទួលបាន ទាំងអស់ រថយន្ត បរទេស នៅក្បែរនោះ ដើម្បីមើលថាតើ ពួកគេ បានដឹងពី ការវាយប្រហារ ណាមួយដែល អ្នកលេង ស៊ីឌី ពណ៌ខៀវ , ប៉ុន្តែយើង បានប្រព្រឹត្ត បទល្មើស ជាច្រើន មុនពេល រួចទៅហើយនិងការទាំងអស់ ត្រូវបាន ចូលប្រឡូកនៅក្នុង អំពើប្លន់ និង ចាប់ជំរិត បានទៅ អង្កេត ការ ផ្លូវ រថភ្លើងក្រោម ដី , កងពល បានឈរ នៅក្នុង loft Marquis ស្ថានីយ៍ ទីក្រុង នៃ ទីក្រុង Lisbon ដែល ត្រូវបាន សម្ភាស ខ្ញុំបាននិយាយ អ្វីសោះ មិនដឹងថា ការសន្ទនា Ricardo នោះទេប៉ុន្តែ គាត់មាន ប្រវត្តិសាស្ត្រ មួយនៃការដោយបាន ឆ្លងកាត់ មួយសប្តាហ៍ មុន នៅក្នុងស្ថានភាព ស្រដៀងគ្នា មួយដែលខ្ញុំ បានទុកចិត្ត ។

នៅថ្ងៃនោះ យើង ចាកចេញពី ស្ថានីយ៍ នេះ មិនមានអ្វី ដើម្បីនិយាយថា ខ្ញុំបាន ជឿទុកចិត្ត ក្នុងការថ្លែងទីបន្ទាល់ របស់គាត់ ចំពោះខ្ញុំ អាច ទទួលបាននៅឆ្ងាយ ត្រូវបានគេ ទទួលយក នៅពេលដែល អាជ្ញាប័ណ្ណ នេះត្រូវបានគេ ធ្វើការ នោះទេប៉ុន្តែ បាន រកឃើញខ្លួនឯង ដើម្បីទទួលបាន មូលនិធិ គ្មានការងារធ្វើ បានបន្ត ទទួលយក លិខិតនោះខ្ញុំបានទៅ ក្នុង ដែល ខ្ញុំមាន រួចទៅហើយ នៅក្នុងការ បើកបរ, ខ្ញុំមានអារម្មណ៍ ល្អ ខ្ញុំមាន ភាពសប្បាយរីករាយ ដ៏អស្ចារ្យហើយវា គឺនៅពេល ដែលខ្ញុំបាន បំផ្លិកការជាមួយ តុលាការ បាន ដីកាចាប់ខ្លួន នេះ ត្រូវបានគេ ខ្ញុំទទួលបាន ផ្ទះ បានមកពី កន្លែងហាត់ប្រាណ, បណ្តុះបណ្តុះ ជាងមួយខែ នៅពេលដែលខ្ញុំ បានចូល តុលាការ បានដឹង នៅពេលដែល ខ្ញុំបានសួរ ក្រុម Marquis នៅពេលដែលខ្ញុំ បានសួរ ស្ថានីយ៍ Marquis de Pombal ខ្ញុំបាននិយាយថា មិនមានអ្វី នោះទេប៉ុន្តែ Ricardo ទាំងអស់ បាននិយាយ នោះ សេចក្តីថ្លែងការណ៍នេះ បានបន្ត ក្នុងអំឡុង ដំណាក់កាលស៊ើបអង្កេត នេះគឺការស៊ើបអង្កេត របស់ តុលាការ នេះ មិនមានអ្វី ដែលត្រូវនិយាយ ទៅគេថា គ្មានអ្វីដែល ត្រូវបានគេ បង្ហាញឱ្យឃើញ ដោយ កត្តា ដោយឥតលាក់លាម ។ ហេតុអ្វីបានជា មិ

នអាច ទទួលយក ការសម្រេចចិត្ត បែប នោះវា នឹងមានដូចជា ប្រគល់ ឱ្យខ្ញុំ ប្រហែលជា វាបាន ល្អប្រសើរជាងមុន ដើម្បី មាន អាកប្បកិរិយា ខុសគ្នា, មានភាពស្មោះត្រង់ , ត្រូវ សហការ ប្រែចិត្ត ទេប៉ុន្តែខ្ញុំ គិតថា ខ្ញុំដោយ ប្រាថ្នា របស់ខ្ញុំ ចង់ លេងជាមួយ យុត្តិធម៌ចៅក្រម ដែល បានផ្តន្ទាទោស ឱ្យខ្ញុំ ជាមនុស្ស ដែលមាន បញ្ហា នៅក្នុងជីវិត មួយដែល កូនស្រី បានស្លាប់ ពីការ ជ្រុល និងកុមារ នៅសល់ ផ្សេងទៀត ក៏បាន ដើរគោង ទៅនឹងថ្នាំ នោះ ខ្ញុំត្រូវបានប្រាប់ ដោយមេធាវី ឬ និយាយពិត ឬ វានឹងមាន ការលំបាកក្នុងការ បំបែក , ប៉ុន្តែខ្ញុំ ជឿទុកចិត្តខ្ញុំ។

នាងមិនបាន ការពារ ខ្ញុំពីរបៀប ដើម្បីត្រូវបាន ការពារ មិនមែន បានគេដឹងថា នឹងត្រូវ ប្រតិបត្តិការក្នុង ភាពស្របច្បាប់នៃ ភារកិច្ច ដែលត្រូវ ជួប ជាតំណាង នៃច្បាប់ នៅពេល នេះ មិនមាន មេធាវី ផ្ទាល់ខ្លួននិង មិន ត្រូវបានគេ ផ្តល់ឱ្យ ខ្ញុំខ្ញុំ បានទៅ ជួល បន្ទាប់ពី ការចាប់ខ្លួន បន្ទាប់ពី ត្រូវបានផ្តន្ទាទោស បន្ទាប់ពីត្រូវបាន ផ្តន្ទាទោស បានជួល មេធាវី នេះ ត្រូវបាន ទាំងអស់ដែល ខ្ញុំចង់បាន ដើម្បីកកកញ្ច ថាមពល បានដឹងថាគាត់ នៅ ទីបន្ទាល់ ផ្លូវបំបែក មិន ចង់ យក បង់ ក្នុងតម្លៃ ខ្ពស់នៃការខ្វះ ការសហការ និងការ សង្ខេបការ គ្រប់យ៉ាងដើម្បី ដ៏អស្ចារ្យ របស់ខ្ញុំការផ្តន្ទាទោស សូម្បីតែ គិតថា សូម្បីតែ សំលាប់ ខ្ញុំ។

វាជាថ្ងៃ ដ៏ក្រៀមក្រំ មួយសម្រាប់ខ្ញុំ ដែលខ្ញុំ បានសន្យាជាមួយ ខ្លួនខ្ញុំផ្ទាល់ ខ្ញុំអាច រស់នៅបាន គ្រប់ស្ថានភាព ដែល ប៉ះពាល់ ដែលអាច បង្ហាញឡើង ចំពោះខ្ញុំ គឺជា ការចាប់ផ្តើម នៃការបញ្ចប់ សម្រាប់អ្វីគ្រប់យ៉ាង របស់ខ្ញុំ , ខ្ញុំ បានបាត់បង់ សេរីភាព របស់ខ្ញុំ រួចទៅហើយ សម្រាប់ ពេលវេលាមួយចំនួន បានយក ខ្សែសង្វាក់ ផ្ទុំនិង គ្រប់គ្រងដើម្បី រស់។

វាជា ពេលវេលាដើម្បី ឈ្នះ ខ្ញុំបានរៀន សិល្បៈនៃការ ការពារខ្លួន អាច បង្កើន បានតាមរយៈ ខ្ញុំ, អ្នករាល់គ្នា គោរព សូម្បីតែ អំណាច រដ្ឋបាល ដែលត្រូវបាន សម្តែង មុខងារនៃ ពន្ធនាគារ ដូចជាការ គឺជាមួយនឹង នេះនៅពេលដែល យើងទទួលបាន អ្វីមួយដែល យើងត្រូវតែ ដោះស្រាយជាមួយ ខ្ញុំ, គឺជាម្ចាស់នៃ ដុំ នោះ គឺថា ពួកគេ ជាម្ចាស់ ទឹកដី ដែល គ្របដណ្តប់ , ការ គិត ដោយខ្លួនឯង ដូច្នោះពួកគេ ត្រូវបានបញ្ជាឱ្យ ធ្វើអ្វីដែល ត្រូវបានធ្វើ ឱ្យបន្ត នៅលើ ផ្លូវ ភក្តីភាព ដោយមិនគិតពី វិធីដែលវា អាចនឹង មើលទៅហាក់ដូច នោះ អាចជា ហើយថា ទាំងអស់នឹងមាន ប៉ុន្តែមិនមាន

ន **subjugation** ដែលជាការ ប្តឹងដិតចិត្ត មួយនៅពេលដែល អនុវត្ត តំណែងនេះ គិតថា អាចជា ម្ចាស់ នៃ ស្ថានភាព នេះមិន បានលាលែងពីតំណែង ដើម្បីឱ្យមាន ការងាយស្រួលនិង ដែលមាន ការរស់នៅ គឺជា ការវិភាគនៃ អ្វីដែលពួកគេ បានសិក្សានិង គ្រោះមហន្តរាយ នេះការប្តេជ្ញាចិត្ត , មិនមាន នរណាម្នាក់ មិនមែន ទាំងពីរ មិនមែន បួននាក់ ត្រូវបាន មនុស្សជាច្រើន ខុសប្លែកគ្នា យ៉ាងទូលំទូលាយ ឈ្មោះ ពួកគេ គ្នា

ង នៃការ បរាជ័យ បំផុត, ប៉ុន្តែខ្ញុំ បានលើកឡើងពី ទឹកចិត្ត របស់ខ្ញុំ តែងតែ កើនឡើង ដោយសារតែការ នេះវា បានចាប់ផ្តើម នៅក្នុងធាតុ ទាំងអស់ របស់ខ្ញុំ នៅពេលដែលខ្ញុំ ទទួលបានទៅ **IPflax** ជា អាក្រក់ , ការលំបាកខ្លាំងណាស់ , ខ្ញុំមានការ ពេញលេញនៃការ មានកំហឹង និងបំណងប្រាថ្នា ដើម្បីឈ្នះ សូម្បីតែ គិតអំពី ការរត់ ទៅឆ្ងាយ តើគាត់មាន ឱកាសដើម្បី ធ្វើដូច្នោះបាន , ខ្ញុំ បានគ្រប់គ្រងដើម្បី រក្សាខ្ញុំ ទាំងអស់ ដោយសារតែខ្ញុំ អាច គោរព ចំពោះ អតីតយុទ្ធជន ដែលមាន **IP**, គេសសរស្តម្ភ ដ៏ពិតប្រាកដ សម្រាប់ខ្ញុំក្នុងការ រៀន ជីវិតនៅក្នុង

seclusion , guerreei , តស៊ូ , ខ្ញុំ អាចធ្វើបាន ប្រសិនបើវា មិនត្រូវបាន ដូច្នោះនឹង ត្រូវបានបំភ្លេចចោល ទាំងអស់ រំពូក ខ្ញុំថា អ្នករាល់គ្នា ចូលចិត្ត រំពូក ខ្ញុំថា ខ្ញុំត្រូវបានគេ រូបភាព លក្ខណៈពិសេស នេះបានក្លាយជា អ្នកដឹកនាំ ងងឹត និងត្រជាក់មិនបានដឹង ពីសេចក្តីស្រឡាញ់ ហើយនោះជា របៀបដែលខ្ញុំ បានឈ្នះ លើកតម្កើងសិរីអង្សា ក្នុង ខ្សែសង្វាក់ មាន អំពើ ត្រជាក់ ដែល បាន រៀនពីការរស់នៅ និងនៅតែមាន នៅក្នុង ដី កំពូល ដើម្បីឈ្នះ។បង្ហាញ អប់រំ កម្មករ ផ្តា និងការគាំទ្រ ដោយផ្ទាល់ទៅ ជួយខ្ញុំ ឈ្នះ សមរម្យ ទីទួល ខ្ញុំមានអារម្មណ៍ថា

គ្រាន់តែ មើលទៅនៅ ពេលវេលានិង កាលៈទេសៈ ជំនួយ គឺមាន ព្រៃផ្សៃ យ៉ាងឆាប់រហ័ស នូវអ្វីដែល បានកើតឡើង មិនអាច កើតឡើង នោះខ្ញុំ បានប្រែទៅជា អារក្សសាតាំង នៅខ្លួនខ្ញុំផ្ទាល់ ប៉ុន្តែមិនបាន ស្វែងរក បញ្ហា គ្រាន់តែចង់ រស់នៅនិងការ រស់រានមានជីវិត គឺ ពេលវេលានៃ ស្ថានភាព នេះ។

Isabel គឺជាឈ្មោះ នាយកសាលា នេះ ដែលខ្ញុំ បានរក្សា ការគោរព ដែលមានសុខភាពល្អ និងរីករាយ ជូនដំណើរខ្ញុំ តែងតែ ជួយខ្ញុំ ជាទីច្នៃ ទេប៉ុន្តែ នៅពេលក្រោយ បានមកដល់ នៅក្នុងការ ក្លាយទៅជា កំហឹង ខ្ញុំប៉ុន្តែ បានគោរព ជាទីច្នៃហើយការ ទាំងអស់ នេះគឺ ដោយសារតែការ ដាក់ សម្ភាធ ដ៏ខ្លាំងមួយដែល ត្រូវបាន បញ្ចេញ ដោយប្រព័ន្ធ រដ្ឋបាល ដែលមានឈ្មោះ ជានាយក លោកយ៉ូហាន ក្រាម។បុរសម្នាក់នេះ ដែលបាន មកពី ក្រៅប្រទេស ទទួលបាន ឆ្ងាយ នៅពេលដែល ព្យាយាមសម្លាប់ អ្វីៗ របស់គាត់ត្រូវបាន គេស្គាល់ថា មាន ច្រើនឆ្នាំ នៅក្នុងបន្ទុក នៅក្នុងការគ្រប់គ្រង

របស់ **flax** នេះ រហូតដល់បន្ទាប់ពី ការផ្លាស់ប្តូរ របស់ខ្ញុំ ខ្ញុំដឹងថា វារហូតដល់ វាគឺជា បុរសម្នាក់ដែល អាចនិយាយ មួយជាការ ទំនាក់ទំនង បានក្លាយជា ចំណាប់អារម្មណ៍នៅក្នុង ប្រធានបទនេះ លេង ឱ្យខ្ញុំ ឈឺចាប់ ប្រហែលជា កំហុសរបស់ តំណាង នេះខ្ញុំ ត្រូវបានគេ ចាត់ទុក ផងដែរ ក្នុង រដ្ឋ ដែលមានជំនាញវិជ្ជាជីវៈ , កម្រិតនៃ ភាពជាដៃគូ ទាំងអស់ គោរព ខ្ញុំនិង នាយក នេះ ចង់ កំពូល អាជីព នោះគឺ ខ្ញុំ នៅទីនេះដើម្បីម្ចាស់ ខ្ញុំ នៅទីនេះ ដើម្បីទទួលបានជ័យជម្នះ នៅក្នុង ការចំណាយ ទាំងអស់, ខ្ញុំនឹងមាន ការផាកពិន័យ ដោយសារតែ នោះជា គោលបំណង របស់លោក ក្នុងចំណោម អ្វីៗជាច្រើនទៀតដែល អាចនិយាយ បានច្រើន ។មួយក្នុងចំណោម មូលហេតុ ដែលគាត់ ជឿជាក់ ត្រូវបានគេ ជួញដូរគ្រឿងញៀន ជាច្រើន ទៀត , គាត់ បានរីករាយ ក្នុងការជួយ អ្នកញៀន នោះទេប៉ុន្តែ តម្រូវឱ្យមាន ការផ្លាស់ប្តូរ រូបិយប័ណ្ណ , លេងជាមួយ ច្បាប់នេះ មានអំណាច

pushover ដែរ ដើម្បីស្តាប់ និងការ កំណត់កម្មវិធី នៃ លទ្ធផល មិនខាន ហើយ លក្ខខណ្ឌ នេះនិងរបប បើកចំហ មិនមែនជា មនុស្ស អាក្រក់ ដែលបាន ទៅ តែមួយគត់ដើម្បី អន់ថយ ដែលមិនមែនជា របស់ខ្លួនហើយ ខ្ញុំបានជ្រើសរើស វិធី លំបាកក្នុង របៀបមួយដែល គ្មាននរណាម្នាក់ ចូលចិត្ត ធ្វើតាម នោះទេប៉ុន្តែ ខ្ញុំបានជ្រើសរើស ឱ្យដើរតាម តាម ផ្លូវដែល ខ្ញុំត្រូវបាន តម្រូវទុកជាមុន នោះទេ នៅពេលដែលនិយាយ នៅគោលដៅ

ដោយដង ដែលយើង បានវាយ , មិន ដើរ ឆ្ងាយពី ការពិត ណាស់ មាន ក្តីសុបិន្ត ជាច្រើនដូចជា ក្មេង ម្នាក់ហើយ សុបិន្ត ត្រូវបានធ្វើឡើង សុបិន្ត អាក្រក់ មួយដែល អនុម័ត នៅវាលរហោស្ថាន បាន ទស្សន៍ទាយ បាន គេមើលឃើញ នាពេលអនាគត របស់ខ្ញុំ នោះទេតែ ខ្ញុំបាន ទាំងអស់ដែល បានបង្ហាញ នៅក្នុងសុបិន មួយដែលខ្ញុំ បានមក ដើម្បីឱ្យមានការត្រួតពិនិត្យ ដោយ មេធាវី ដែលត្រូវបានគេ ដាក់រហ័សនាម បែបនេះ កន្លងផុតទៅ ឱ្យខ្ញុំ ស្រមៃចង់បាន ដោយសារតែ ពួកគេមាន ការអនុម័ត អំណាច របស់ស្ត្រី គឺមាន ដ៏អស្ចារ្យ បានជួយខ្ញុំ ទេប៉ុន្តែ ចង់ដឹងចង់ឃើញ ដាស់ ដូចខាង ការចាប់ខ្លួន របស់ខ្ញុំ ខ្ញុំមាន ជម្លោះ ដ៏ធំមួយ ជាមួយនឹង បងប្រុស របស់ខ្ញុំនិង ចង់បានជាការ ល្អប្រសើរជាង គាត់ ដែលជា ការប្រកួតប្រជែង ដែលមានសុខភាពល្អ ហើយគាត់ ចង់ក្លាយ ដូច ខ្ញុំ។នៅពេលនោះ យើងបានប្រើ ដើម្បីចូលទៅ ម៉ាញ៉ូ ប្រឆាំងនឹង ពស់ ទឹកដើម្បី គោលបំណង នេះយើង នឹងលេង កីឡាស្តុកយ៉ែ បានប្រឈមមុខ គូប្រកួត ដ៏ស្វិតស្វាញ ពេលខ្លះ ប៉ុន្តែយើង បានឈ្នះ តែងតែ ខ្ញុំដឹងថា គាត់មាន ល្អថ្ងៃនេះគឺជា អនុសេនី កងទ័ព ។ឱពុករបស់ខ្ញុំ បានគ្រប់គ្រង ការគាំទ្រ ដោយផ្ទាល់ ជាច្រើនទៀត ដែលខ្ញុំអាច ផ្តល់ឱ្យ បានផ្តល់ ឱ្យពួកគេ បានជួយគាត់ ក្នុងការ បណ្តុះ បណ្តាល ទាំងអស់ នេះដោយសារតែ មាន **separação.estamos** មួយនៅក្នុង ពាក់កណ្តាល វេញពីវិជ្ជា ធាតុ របស់ខ្ញុំ គឺ

ក្លាហាន , គ្រាន់តែ នៅក្នុង ឆ្នាំ **quiseram-**ខ្ញុំដឹងថា ផ្ទៃខាងក្រោយ គឺជា ធាតុ ធម្មតា ប្រសិនបើយើង និយាយ ដល់បរិស្ថាន ពួកគេបានរស់ នៅទីនោះមាន បរិស្ថាន តម្រូវការ ទាំង អ្នកយាមនិង អ្នកទោស ចង់ ឈ្នះ វាកើតមាន ជាមួយ នាយក ល្អនោះ លោក

Manuel នោះទេប៉ុន្តែ គឺជាការ ប្រព្រឹត្តិអំពើពុករលួយ ប៉ុន្តែមិនបាន បង្កគ្រោះថ្នាក់ដល់ នរណាម្នាក់ត្រូវបាន កំណត់ចំពោះ ការឈ្នះ និងការ

ធ្វើការងារ របស់គាត់នឹង ក៏ បានជួយ បីឆ្នាំ ស្ថិតនៅក្រោម យុត្តាធិការរបស់ នាយក នេះពី ឆ្នាំ 1996 ដល់ឆ្នាំ 1999 គាត់ត្រូវបានគេ យកចេញពី តំណែង នាយក នោះទេប៉ុន្តែ បានចំណាយ ប្រធាន ក្រុមប្រឹក្សា ព្រះសហគមន៍កាតូលិក នោះទេប៉ុន្តែ មិន ជាថ្មីម្តងទៀតអាច កម្ពុត អ្វី ដែលបាន នាំគាត់ ចេញពី ក្រណាត់ទេសឯក គឺ ជាមនុស្សល្អ ចង់ សុខុមាលភាពរបស់ ទាំងអស់ និងនៅពេល ដូចគ្នានេះ មិនបាន ប៉ះពាល់ដល់ នរណាម្នាក់ បាន ត្រូវ ទៅធ្វើការនៅលើ ស្ថាប ខ ចាត់ទុក ស្ថាប យាតករ នោះ ត្រូវបានគេ ដាក់របស់នាម ស្ថាប យាតករសម្រាប់គ្រប់ ហេដ្ឋា រចនាសម្ព័ន្ធ នៅលើ និងទទួល ដំណើរទស្សនកិច្ច ក្នុងទឹក ធ្លាក់ចុះ ហាង មួយដែល ជាលទ្ធផលនៃ កង្វះនៃ ទំហំនៃ ហេដ្ឋារចនាសម្ព័ន្ធ នេះ បាន ក្លាយជា អ៊ីត្រ បើកចំហ ដោយសារតែយើង រស់នៅក្នុង មធ្យោបាយ អាក្រក់ ដល់ចំណុចមួយនៃ ការនាយក ទទួលយក សំណើ មូលដ្ឋាន សម្រាប់ ការប្រាក់ ដែលអាច ស្វែងរក ទិសដៅ ទូទៅនៃ សេវាកម្ម ពន្ធនាគារ នោះ បាន ចេញទៅ បានល្អ, សំណើរ នេះត្រូវបានគេ ដែលមានមូលដ្ឋាន នៅលើដី ល្អៗបណ្តាល នៃ ការរៀបចំ នេះ ដែលជា វាលកីឡាបាល់ទាត់ គឺមាន ភក់ បទ ដី **bué** ធ្ងន់បញ្ហាប្រឈម អំពើពុករលួយ គឺជា ឈ្មោះហៅក្រៅ វាក៏ អាចជា អ្នកហៅ **esguiça** នោះទេប៉ុន្តែវា គឺជាការ ល្អផងដែរ អាចដើរ គាត់បានដឹង ពីរបៀប ដើម្បីរៀបចំ ប្រព័ន្ធ នេះ បាន នាំ គឺត្រូវប្រើ ពេលវេលាដែល បានចាកចេញ ទៅ ពាក់កណ្តាល នៃការពិន័យ នៃការកាត់ទោស **16** ឆ្នាំ នេះ ដែលជា ចំនួនប្រាំបី គោរពតាម ទំនុកចិត្តការសម្ងាត់ នោះទេតែ នេះនឹង មិនបញ្ចប់ នៅក្នុងវិធី ដ៏ល្អបំផុត ដោយសារតែ មានការ អស់អ្នកដែល ត្រូវបាន **harmed** ផងដែរ និងត្រូវតែ ជាផ្នែកមួយនៃ ប្រព័ន្ធ, ប្រព័ន្ធនេះ ត្រូវបាន បង្កើតឡើង ដូច្នោះ ត្រូវតែមាន ការរាប់ជាសុចរិត មួយហើយ ជាមួយវា បានកើនឡើង មួយឆ្នាំទៀត ជានៅឆ្នាំ ទីបីដែល ខ្ញុំបាននៅក្នុង **Linhó** មក ទុក្ខលំបាក ពិតនៃ ថ្នាំ លក់ អំពើពុករលួយ បានអនុ ញាតដោយ ការគ្រប់គ្រង ជាន់ខ្ពស់ ទាំងអស់ បើក ការប្រើ អ្នកទោស នៃការជឿទុកចិត្ត របស់ពួកគេ គឺ មានអនុភាព អ្នកចែក គ្រឿងញៀន មួយ ដែលបាន **sprawled** នៅក្នុងជីវិត ជាមួយនឹង ថ្នាំញៀន លក់ ឈ្មោះប៉ម **Louis** វា ទោះបីជា បានធ្វើឱ្យ កូនម្នាក់ នៅក្នុង ខ្សែ សង្វាក់ នេះក៏មាន សំណើរ ដើម្បីធ្វើឱ្យ ក្រុមហ៊ុននេះបាន រំលង ហើយបំពេញ ចង់ ដែលបង់ ចំនុចសំខាន់ មួយដែលខ្ញុំ បានចូលមក និងត្រូវបាន អញ្ជើញឱ្យទៅ ធ្វើការ នៅទីនោះ មិនបាន ទទួលយកការ ពិតដែលថា បុរសដែល ត្រូវ អនុវត្តមុខងារ នេះអនុញ្ញាត ការទូទាត់ ក្នុង ថ្នាំ គេ ជាមួយនឹង ប្រាក់ដែល បានផ្ទេរ ជាប់ តាមរយៈ កុំព្យូទ័ររបស់អ្នក នោះហើយជា ពេលដែល បញ្ហាពិតប្រាកដ កើតឡើង **Manuel** អាវ ។នាយក រហូតដល់ពេល នោះមក !មិនមាន ច្រើនដើម្បី ធ្វើ វាមាន ការអង្កេត របស់ តុលាការ មួយ ចំនួនទឹកប្រាក់ ដ៏ធំនៃ ភស្តុតាង គឺ មាន អត្ថន័យ គោលបំណង នាំចេញ មួយ យើងនឹង សម្អាត រូបភាព របស់យើងប៉ុន្តែ បានបរាជ័យក្នុងការ ជម្រុះ ទាំងអស់ បានចូលទៅក្នុង តុលាការនៃ រចារ នេះ មានការស៊ើបអង្កេត របស់ តុលាការ ត្រូវបានចោទប្រកាន់ និងប៉ុន្តែខ្ញុំមិន ឃើញ ត្រូវបានគេ មិនបានសូម្បីតែ បានអំពាវនាវឱ្យ វា ក៏នឹង មិននិយាយ ច្រើន នឹង ការពារ តែប៉ុណ្ណោះ ទារក នោះខ្ញុំ មានអារម្មណ៍ថាខ្ញុំ មានតម្លៃ ច្រើនជាង **manear** មូលហេតុ នេះ អាចនឹង ទទួលបាន អ្វីមួយ ពីវា ដើម្បីរក្សាទុក ឱ្យខ្ញុំ នៅស្ងៀម , អំពើអាក្រក់ ខ្ញុំដឹងខ្ញុំនឹង បង់តម្លៃ ការលំបាកក្នុងការ បំបែក នេះ។

ឆ្នាំ ចាប ទទួលបាន ចេញពី សេវា គុក ប្រធាន **amorim** បាន ទទួលយក ចូលនិវត្តន៍ ដើម **Manuel** អាវ ។គ្រប់គ្រង នៅ តែមាន ដើម្បីឈានទៅដល់ ប្រធាន នៃ ព្រះសហគមន៍កាតូលិក មួយ។

មានការ ផ្លាស់ប្តូរនៃ ទិសដៅ , លោក **John** ក្រាម នោះទេវា គឺជាឈ្មោះ បន្ទាប់ដែល បានតាមដាន ក្នុង ការគ្រប់គ្រងរបស់ **EP** គាត់

មាន មហិច្ឆតា ធំពេក សូម្បីតែសម្រាប់ បរិបទ របៀបដែលពួកគេ បានចាប់ផ្តើម ការប្រព្រឹត្ត ដែល នៅក្នុងរូង ក្នុងការ **b** កែលំអ លក្ខខណ្ឌ មួយ ដែល ពាក់កណ្តាល នៃ រូង ត្រូវបានបិទ សម្រាប់ការ ប្រព្រឹត្តអំពើល្អ ដែលខ្ញុំមាន នៅក្នុងបន្ទប់ ជាមួយ **Carlos** នេះជាកូនរបស់ ម្តាយរបស់ សាស្ត្រាចារ្យ សាកលវិទ្យាល័យ មួយនេះ គឺជា លេខាធិការនៃ នាយកសាលា នោះទេប៉ុន្តែវា គឺជាការ ញៀន ថ្នាំញៀន មួយពី ពេលមួយទៅពេល បានលួច កាបូប របស់គ្រូបង្រៀន នៅក្នុង គោលបំណងដើម្បី មានប្រាក់ ដើម្បីប្រើប្រាស់ គឺជា អ្នកញៀន ថ្នាំ រ៉ាវី ខ្ញុំមានអារម្មណ៍ អាណិតអាសូរ នៃ ខ្លួន របស់គាត់ ដោយសារតែដើម្បីមើលឃើញ អ្នករក្សា ចាញ់ , មិនអាច រីករាយ បាន លាលែងពីតំណែង ទៅឱ្យ អតិថិជន នោះទេប៉ុន្តែវា គឺជាការ ឆ្កាត គឺ ជាមនុស្សម្នាក់ ប្រាជ្ញា តែនៅក្នុងការ ជួញដូរ ទីផ្សារងងឹត នោះគឺថា ពួកគេបាន ចាត់ មានបញ្ហា ជាមួយនឹងពួកគេ បានមក ដើម្បីសុំ ការការពារ នៅពេលដែលខ្ញុំ បាននៅជាមួយ គាត់នៅក្នុង ក្រឡាប៉ុន្តែវាជាការ គួរឱ្យអស់សំណើច ដែលមិនធ្លាប់មាន គ្មាននរណាម្នាក់ បានប្រាប់ ខ្ញុំឬ ទាមទារ ប្រាក់ បំណុល គាត់ត្រូវ បង់ សូម្បីតែ ការពារ គាត់ប៉ុន្តែ ត្រូវបាន គេបញ្ជូន ចាកចេញពីខ្ញុំ បំណុល ហេរ៉ូអ៊ីន មួយដែល មនុស្សម្នាក់ដែល មានប្រភេទ វាយដំ ដោយ បំណុល នោះខ្ញុំ បានទទួលយក និងជាកាតព្វកិច្ច , មិន ខ្លាច ទេព្រោះ ហេរ៉ូអ៊ីន បានធ្វើឱ្យ ខ្ញុំ ក្លាយជា ព្រៃ ការត្រួតត្រា សរុប នោះវាគឺ ពីទីនោះ ដែលខ្ញុំមាន ដើម្បីទទួលយក ជីវិតដែល លំបាកក្នុងការ បំបែក គឺជា កំពូល នៃ កំហឹងរបស់យើង ក្នុងការឃើញ មាននរណាម្នាក់ រងទុក្ខលំបាក ដោយសារតែ ពួកគេទាំងអស់ ឱ្យខ្ញុំ មូលហេតុ ដែល ខ្ញុំមានការវាយតប់ ជាច្រើន ប្រឆាំង មិនអាច ធ្វើឱ្យ ខ្ញុំ ទទួលបាន ពីមូលហេតុ ទាំងអស់ ដែលពួកគេ ត្រូវការជាចាំបាច់ បន្ទាប់ពី ការគាំទ្រ របស់ខ្ញុំ ទៅធ្វើការ និងលក់ និងមាន ល្អអំពី ខ្លួនឯង បាន ហេរ៉ូអ៊ីន ដោយឥតគិតថ្លៃ បំពេញ ខ្ញុំព្រោះ ខ្ញុំមាន តួរលេខ ដ៏អស្ចារ្យ គឺ មិត្តរួម , គឺមិត្តភក្តិ និង ការពារ បច្ចុប្បន្ននេះ នោះទេប៉ុន្តែ មាន រឿង ក្លាហាន ណាស់ ថាគ្មាន នរណាម្នាក់ ផ្ទុយ នឹងខ្ញុំ សូម្បីតែ ត្រូវបាន ប្រើប្រាស់ ហេរ៉ូអ៊ីន ។ ពួកគេ ទាំងអស់គ្នា បានរៀន គោរពខ្ញុំ ត្រូវបាន បុរស នៅក្នុងជីវិត នៃបទឧក្រិដ្ឋ នេះ គ្រប់គ្នា ដឹងថា ជាកន្លែងដែល យើងបាន ដាក់នៅក្នុង ពាក់កណ្តាល ត្រូវបាន គោរព ដោយខ្លួនគេ បានស្តាប់ខ្ញុំ បានផ្តល់ ឱ្យខ្ញុំ ហេរ៉ូអ៊ីន ដើម្បីចូល ទៅ សិក្សា គឺ ជាវិធី តែមួយគត់ដែល ពួកគេបាន គិតថា ខ្ញុំមានដើម្បីឱ្យមាន សុខភាពល្អនិង រៀន កាន់កាប់ ជា ការបន្ត នៃវគ្គ ការប្រើប្រាស់ នេះ ត្រូវបានគេ មានអារម្មណ៍ ល្អនោះ ត្រូវបានគេ ប្រើនិង យកខ្ញុំ ឆន្ទៈ ដើម្បីចិញ្ចឹម ខ្ញុំនិង មានការរួមភេទ , វាគឺជា វិធី ដ៏ល្អបំផុត ក្នុងការចំណាយ ពេលវេលានៅក្នុង **seclusion** ដោយគ្មានខ្ញុំជជែកជាមួយ បញ្ហានៃការ រួមភេទ និង មតិព័ត៌មាន។

ខ្ញុំត្រូវបានគេ បញ្ជូនទៅ ពួកសាសន៍យូដា ជ្រលងភ្នំ នៅឆ្នាំ **1998** ខ្ញុំត្រូវបានគេ ទទួលយកការ ពិតណាស់ ជាងឈើ មិនមែនជា ការសន្និដ្ឋាន ដែលខ្ញុំ បានឈានដល់ ដប់ខែ បន្ទាប់ពីការ វិលត្រឡប់ទៅ សមបត់ ។

ខ្ញុំបានទៅ ដោយផ្ទាល់ទៅនឹង របប ផ្តន្ទាទោស នេះ ត្រូវបានគេហៅ **111** របប រឹង, ដែលជាកន្លែងដែល យើងរំពឹងថានឹង មានការស៊ើបអង្កេត ដែលអាច ផ្តល់ឱ្យនៅក្នុង ការដាក់ទណ្ឌកម្ម ឬ ផលវិបាក វិន័យ មួយ ចំណាយ បង់ថ្លៃ ដើម្បីទាមទារ សិទ្ធិ ដែលខ្ញុំមាន ទៅជាមួយ គឺត្រូវ មានទូរទស្សន៍ វិទ្យុប៉ុន្តែដើម្បី ឱ្យខ្ញុំ បាននាំខ្ញុំ ទាំងអស់ នេះហើយ អ្នករាល់គ្នា បានដឹងថា ឈ្មោះរបស់ គាត់បាន ហៅឱ្យ ទូរទស្សន៍ របស់ខ្ញុំ , **Susana** ត្រូវបាន ផ្តល់ជូន ដល់ខ្ញុំ ដោយម្តាយ របស់ខ្ញុំ, វាជាការ ល្អមែនទែន ដោយសារតែ ទូរទស្សន៍ តែងតែមាន កោសិកា របស់ខ្ញុំ ។ បង្កើត ពេលខ្លះ បានយក ទាស់ទែងគ្នាយ៉ាងខ្លាំង ទៅវា បានជួល វាទៅ ប្រើប្រាស់ អំណាចនៅក្នុង ថ្ងៃ នេះនៅពេល ខ្ញុំមានអារម្មណ៍ថា ខ្សោយ នោះទេប៉ុន្តែ មាន សេចក្តីស្រឡាញ់ ដ៏គ្មានទីបញ្ចប់ របស់នាង អាចនឹងមាន ឆន្ទៈក្នុងការ សម្លាប់ ប្រសិនបើមាននរណាម្នាក់ បានលេខមួយស្ទើរ ខ្ញុំខ្ញុំ បានធ្វើវា ពីរបីដង ខ្ញុំមិនមានអារម្មណ៍បានយ៉ាងល្អ។

ខ្ញុំបានចូល **111** ត្រូវបាន ឮ ដោយ ប្រធាន ខ្សែសង្វាក់ ដែលជា កូនចៅ **amorim** ប្រធាន ម៉ូស៊ីក ទេត ព័រទុយហ្គាល់ កម្ពស់ មួយ ស្តើង ប៉ុន្តែ មិនមែនជា បុរស អាហ្វ្រិក គ្រាន់តែ ចង់បាន ទឹកដី គ្របដណ្តប់ , ចង់ឱ្យវា ស្ងាត់ នោះជា របៀបដែលគាត់ បានប្រាប់ខ្ញុំ ឈប់ និយាយ របៀបនោះ ឬយើង ធុញទ្រាន់ ខ្ញុំបាននិយាយថា បាទ អាច **pissed** គឺ ឡើងសម្រាប់ វានោះ គឺនៅពេល ដែលខ្ញុំបាន ចាកចេញ នៅក្នុង ប្រធាន ការិយាល័យ ឬពី តុ របស់អ្នក ដែល ត្រូវបានគេ ជួសជុល ជាច្រើនឆ្នាំមកហើយ រួចទៅហើយ , យាម បាទីស្ទ , ផឹក យ៉ាងច្រើន មួយប៉ុន្តែ មានភាពស្មោះត្រង់ , មិន មានបំណង អាហ្វ្រិកពីនរណា នោះគឺ ដូច ចៅហ្វាយ ចង់ ឱ្យមាន សុខភាព មួយដែលខ្ញុំ ត្រូវបានគេ ភ្ញាក់ ផ្អើលដោយ ឆ្នាំ នេះបាន ព្យាយាម ដើម្បីវាយប្រហារ មកខ្ញុំ បរាជ័យ បាន ច្រើនបំផុត យាម មួយចំនួន ដែលមាន នៅលើ កន្លែង នោះ ហើយបាន ឃើញ **PBX** នេះការយល់ច្រឡំ , **rodearam-** ព្យាយាម ឱ្យខ្ញុំ វាយខ្ញុំ ម្តងទៀត , ពួកគេបាន បរាជ័យ រយៈពេល ពីរបី នាទី កាន់តែច្រើន នោះទេត ការទទួល របស់ពួកគេ ត្រូវបាន កម្លាំង របស់ខ្ញុំ បន្ទាប់មក បាន ចូលមក យាម មួយដែល នៅក្នុងផ្ទះ **50** ឆ្នាំមក ឆ្នាំ ដែក រួចទៅហើយ បាននិយាយជាមួយខ្ញុំ បានប្រាប់ខ្ញុំ ឱ្យឈប់ ហើយ គ្មាននរណាម្នាក់នឹង ប៉ះពាល់ដល់ ខ្ញុំនោះ ទេតខ្ញុំ បានវាយ រួចហើយ ចៅហ្វាយ **amorim** និង បាទីស្ទ យាម ប្រធាននៃ ខ្សែសង្វាក់ នេះ , មិន បណ្តាលឱ្យ ពួកគេ ធ្លាក់ចុះ ដ៏ធំមួយ នោះខ្ញុំ បានដឹងថាខ្ញុំ ត្រូវបានគេនឹង បាត់បង់ ដូច្នេះគាត់ បានប្រាប់ ខ្ញុំថា អ្នកនឹងទង់ជាតិ ទៅ ដាក់ខ្លោះ សន្តិសុខ ត្រូវបាន ដាក់ខ្លោះ វត្តមាននៃ ក្បាល គាត់ត្រូវបាន បញ្ជា , បញ្ជាឱ្យ ឆ្នាំ ជាតិដែក និងបាន បើកទ្វារ ខ្ញុំទៅ ទង់ សន្តិសុខ , ចៅហ្វាយ បានប្រាប់ខ្ញុំ ឱ្យយក ខ្លោះ ហើយប្រាប់ខ្ញុំថា ដើម្បីទទួលបានការ ចូលទៅក្នុង ក្រឡា ដែលជានឹងមាន គម្រោង មានសុវត្ថិភាព រហូតដល់មាន ការស៊ើបអង្កេត ត្រូវបានបញ្ចប់។

និយាយតាមគ្រងទៅ ខ្ញុំបានទទួល អំពី បុរសម្នាក់ ជាមនុស្ស គឺជា ចៅហ្វាយ , ធ្វើជាកំរូ , ដែលជា ស្ថាប័ន ដែលតំណាងឱ្យ កងកម្លាំង នៃការ របៀប នេះ ត្រូវ បានគ្រប់គ្រង បានយ៉ាងល្អ ទៅទាំងអស់ , ដូច្នេះអ្នករាល់គ្នា មានអារម្មណ៍ ល្អ។សម្រាប់ខ្ញុំ វាជា ក្បាលមនុស្ស ច្រើនបំផុត ដែលខ្ញុំ បានជួប នៅជាប់នឹង ដូចជាការ ផ្តន្ទាទោស នឹងត្រូវបាន ទូរជ័យ និង ត្រូវចំណាយសម្រាប់ ទង្វើ ខ្លួនវាផ្ទាល់ នោះទេប៉ុន្តែ បានឈ្នះ ការគោរព របស់ពួកគេ បានចាកចេញពី ឡើងទៅ រំលោភ នៅក្នុងជីវិត ផ្ទាល់ មាន ដើម្បីរស់ សូម្បីតែនៅក្នុង ខ្សែសង្វាក់យើងរស់នៅ , ដែលហៅថា វាជាកន្លែង ដែល ពេញចិត្តស្ម័គ្រទាំងនឹង ត្រូវបាន ហ្ន៎ ដូចគ្នា ខ្លួនវា ទៅកន្លែង ដែលជាកន្លែងដែល មិនមានអ្វី យើងមាន តែមួយគត់ដើម្បី មានជីវិត រស់នៅ នោះទេត យើងត្រូវតែ ជឿជាក់ថា បាន ឮ យោគកម្ម នេះបាន តាមដាន **mareações** ច្រើន, នេះពាក្យ គឺ ពាក្យទ្រគោះ សម្រាប់ ប្រើនៅក្នុង ឧក្រិដ្ឋកម្ម ថា គឺដើម្បី និយាយថា ការសម្លាប់មនុស្ស យ៉ាងពិតប្រាកដ , ដូច្នេះខ្ញុំ បាន ប្តេជ្ញាចិត្ត នឹងស្ថានភាព មួយចំនួនដែល ស្នើតែ មិនអាច ធ្លាក់ចុះ នៅក្នុង ពន្ធនាគារ រួមជាមួយ ការ **rasta Hugo** , ឈ្មោះហៅក្រៅ ត្រូវបានបញ្ចូល **rasta** ជាមួយនឹង **16** ឆ្នាំនៅក្នុង ខ្សែសង្វាក់រស់នៅ ក្នុងសង្កាត់ ហុងគ្រី ខ្ញុំបានជួប គាត់នៅ ពេលដែល បានបំពេញ ការផ្តន្ទាទោស នៅក្នុងការ ទង់ សន្តិសុខ មួយដែល ខ្ញុំបានឃើញ យុវជនម្នាក់ មាន ប៉ុន្មានឆ្នាំ នៃការ ក្រណាត់ទេសឯក ហើយ បានចាប់ ទំនក់ទំនង វា ផ្តល់ឱ្យខ្ញុំ បារី មួយ, ប៉ុន្តែ បានចាកចេញពី វាទៅឃើញ ទេព្រោះយើង ត្រូវបានគេ **muitashorasfechados** , កាលៈទេសៈ **foiumconhecimentode** ត្រូវបានគេ ពេលមួយ ផងដែរ ដែលបាន ឃើញគាត់ នៅទីនោះ គាត់មាន នៅលើ ស្លាប ខ យោគកម្ម និយម បានចាត់ទុកជា មួយគាត់ គឺនៅក្នុង រូង ដែលជា ស្លាប ស្ងាត់, អ្នកទោស បានដាក់ ដែលធ្វើការ ហើយចង់ត្រូវមាន ភាពស្ងប់

ស្នាក់ នៅក្នុងពន្ធនាគារ នោះទេប៉ុន្តែ មានការ ប្រើប្រាស់ ឈ្មួញ ហើយមាន មួយដែល នៅតែ ជាប់គាំង ជាឈ្មោះ ដែលត្រូវបាន **Dauphine** , ខ្ញុំបាន ពន្យល់ពី រឿង របស់គាត់គាត់ បានមកដល់ ខ្ញុំថា យ៉ាងល្បីន ឃើញថា ជាលើកដំបូង ដែលខ្ញុំបាន ជួបគាត់ ជា ប្រាថ្នា, **chavalo** ល្អ នោះទេប៉ុន្តែគាត់ បាន កុមារភាព ព្រៃ មួយផងដែរ ដោយវិធី ឪពុកម្តាយ បានធ្វើ នេះ កាលបរិច្ឆេទត្រូវទៅ ប្រដាយ ពណ៌បៃតង, តែសម្លឹង មកខ្ញុំ ជាជីវិត មួយដែល ល្អប្រសើរជាងមុន , នេះ ទំនាក់ទំនង ជាប្រវត្តិសាស្ត្រ ដែល មាននៅក្នុង ចំនេះដឹងនិង ឃើញដូចនោះ បាន រឹងនៃ បាន រស់នៅមិនបាន ដឹកនាំ ជីវិតដែល មានភាពងាយស្រួល ខ្លាំងណាស់ បាន ទៅរស់ នៅក្នុងសង្កាត់ ហុងគ្រី ដែលជា អ្នកជិតខាង ជាមួយមនុស្ស ភាគច្រើន មកពី ប្រដាយ បៃតង មួយ ការសាងសង់ ផ្ទះ នោះ មិនត្រូវបាន ល្អខ្លាំងណាស់ ប៉ុន្តែពួកគេបាន ផ្តល់នូវ លក្ខខណ្ឌ អប្បបរមា នៃការមិន ដេក នៅលើចិញ្ចឹមផ្លូវ , មានពិដាន មួយសម្រាប់ វេទនា ជាច្រើនទៀត ដែលនឹងត្រូវ មាន ការអប់រំ , ផ្ទះ នេះត្រូវ វបាន រក្សាទុកស្តុក និងមាន អ្នកបំរើ ផ្តល់របស់ពួកគេ ដែលមាន ការអប់រំ ពិតប្រាកដ នោះទេប៉ុន្តែ មានការ មាន វិសមភាព សង្គម បាន ខិតខំធ្វើ ការហើយ មនុស្សទាំងនេះ គឺជាមនុស្ស ដ៏ល្អ ចូលចិត្ត

ប៉ុន្តែការ បានចូលមកដល់ មានរយៈពេល យូរ បន្ត ដល់ថ្ងៃ នេះប៉ុន្តែ បន្ទាប់មកគាត់ ក៏បាន ប្រើប្រាស់ ហេរ៉ូអ៊ីន រួចទៅហើយ ហើយនោះជា ពេលដែលខ្ញុំ បានចងចាំ ខ្ញុំបានឃើញ គាត់នៅក្នុង **quartermaster** នេះ ប្រសិនបើមាន ភាពងងឹត អាជីវកម្ម បាន ទីផ្សារងងឹតអ្វី គ្រប់យ៉ាង គឺជាសិទ្ធិ ទាំងអស់, ចាប់តាំងពី គ្មាននរណាម្នាក់ បង្កអន្តរាយដល់ នរណាម្នាក់ គឺ ជាពេលវេលាមួយ ឆ្នាំ ដឹង នៅមើលឃើញ ជាលើកដំបូង ក្មេងប្រុស ដែល ឆ្លាត គឺ មាន ព្រលឹង មួយ រូបរាងរបស់វា បាន មួយ **rasta** ធំ ព្រៃ នោះទេប៉ុន្តែ បានទទួលការព្យាបាល ផងដែរ, នោះគឺជា រូបភាពនេះជាលើក ដំបូងពេលខ្ញុំ បានឃើញ គាត់ហើយ បានដឹងថា វាគឺជា ក្មេងប្រុសម្នាក់ នៅក្នុងភ្នែក របស់សង្គម មួយដែល ត្រូវបានគេ មើលឃើញថាជា បែបនេះ កំចាត់ ដែលជា បុរសម្នាក់ដែល រស់នៅលើ តែម នៃសង្គម នោះទេប៉ុន្តែ យើងទាំងអស់គ្នា ចង់ឱ្យ មានការ ធានា សម្រាប់ សុខុមាលភាពពួកយើង យើងអាច ធានាបាននូវការ សម្រាប់ការ ដែលយើងអាច ការពារ សុខុមាលភាពរបស់យើង សមភាព របស់មនុស្ស ដែលមាន ភាពសក្តិសម នៃការ និងយាយថាយើង ទាំងអស់គ្នា រស់នៅជាមួយ ទាំងអស់ នេះយើង បានបង្កើត , ប៉ុន្តែយើង ក៏ដឹងដែរថា ផងដែរ ទៅ ដៃក្នុង ងងឹតជាមួយ អំពើអាក្រក់ សកម្មភាពដែលអាច កើតឡើង នាំយកមកនូវ វិធី ការលំបាកក្នុងការ រស់នៅ នោះលោក ត្រូវបាន ផ្ទេរពី ស្លាប នៅតាមបណ្តោយ ស្លាប ខ គឺ ក្នុងក្រឡា នៅជាប់នឹង ខ្ញុំ ដែលគាត់មាន ជាមួយនឹងការ បន្តិច ដ៏តូច នេះនៅក្នុង ក្រឡា ប្រដាយ **Verdean** ផ្សេងទៀត ខឹង ពេក រួចទៅហើយ ក្នុងក្រឡាពេលខ្លះ បន្ទាប់ពីការ ជួប នោះ បានដឹងថាគាត់ មាននៅក្នុង ក្រឡាសម្រាប់ រយៈពេលដ៏យូរ រួចទៅហើយ , ត្រូវ តែមាន រឿងរ៉ាវ ផ្សេងគ្នា នៅពេលក្រោយ រាប់ ប្រវត្តិនៃ បន្តិច ដ៏តូច នេះ នៅព្រឹកនោះ បន្ទាប់ពីយប់ នៃការ **iota** ផ្ទេរ បានត្រូវ ទៅ រួម , បានធ្វើ កិច្ចព្រមព្រៀង ជាមួយនឹងទិស មួយ, សហការ ទទួលបាន ចូលទៅក្នុង ផ្សេងទៀត ប្រមុខនៃ គោ នោះ ត្រូវបាន បញ្ជូញមតិ ផ្សេងទៀត ដែលត្រូវបានប្រើ ផងដែរនៅក្នុង ពាក្យទ្រគោះ ដែលមានន័យថា ទុក ពួរ ផ្សេងទៀត សម្រាប់គាត់ ដើម្បីរក្សាទុក, មិនមាន ៖ថា ត្រូវបាន គេមើលឃើញថា គឺនៅក្នុង កណ្តាលនិង **dávamo-** ពួកយើង បានល្អទេប៉ុន្តែ លោក **Hugo** នៅលើ ស្លាប ខ យប់ យើងបាននិយាយ សម្រាប់បង្អួច ទំនាក់ទំនង **Pudemo** យើងថា ដូច្នោះ យើងទៅជិត ណាស់ហើយ ខ្ញុំបានលឺ សំលេងរំខាន ជាច្រើន មួយ ក្នុងក្រឡា ដែលបាន ចាប់បាន យកចិត្តទុកដាក់ របស់ខ្ញុំ នៅក្នុង ខ្សែសង្វាក់ នេះ ត្រូវមាន ការយល់ឃើញ នៃការ គ្រោះថ្នាក់ នោះគឺថាដៃ

ល ធ្វើឱ្យយើង រស់នៅ ហើយដែល ជួយឱ្យយើង ឈ្នះ នាំយើង ព្រលឹង ត្រូវការ នៃខ្លួន ដែលជា ព្រលឹងដែល យើងទាំងអស់គ្នា ចង់ បញ្ចូល ព្រលឹង ដ៏ខ្លាំងមួយ ពេញលេញនៃ ភាពក្លាហាន និងជំនាញ និង cunning ។

យប់នោះ មុន នៅព្រឹកបន្ទាប់ យើងបាននិយាយ តាមបង្អួច , ដូចដែលខ្ញុំ បានលឺ សំលេងវំខាន បានសួរថា :

- តើអ្នកណា ជាការ នៅទីនោះ?

គាត់បាន ឮ សំឡេងវំខាន ដែល បានកើតឡើង គាត់បាន ប្រាប់ខ្ញុំថា :

-'m លោក Hugo ខ្ញុំ iota នៅទីនេះ បន្ថែមទៀត។

វាជា វិធីនៃការ ដាក់ទណ្ឌកម្ម នេះ ការពិតដែលថា ពួកគេបាន ប្តេជ្ញាចិត្ត នៅថ្ងៃនោះ ត្រូវបានគេ ផ្ទេរទៅ រូង ខ ដែល ត្រូវបានគេ ទម្លាប់ ពេលនោះហើយដែល គាត់បានប្រាប់ ខ្ញុំនៅពេល ដែលពួកគេបាន បើកទ្វារ ក្នុងករណី កោសិកា មកជាមួយខ្ញុំ ទៅ រូង នោះ ទេតែ បានប្រាប់ខ្ញុំឱ្យ នៅស្ងៀម នោះទេប៉ុន្តែខ្ញុំ គិតថា នេះជា Hugo គឺជា ផ្កាយ ជាមនុស្ស នៅពេលនេះ ត្រូវបានគេ ញៀន ជួញដូរ ហេវីអ៊ិន បានតម្រូវឱ្យ ផ្តល់នូវការ វាដោយគ្មាន ប្រាក់ ថ្នាំ គឺជា កត្តាចាំបាច់ លោកបាន ទាមទារឱ្យ វា មួយក្មេងប្រុស បេះបោះ ពី វិធី ដ៏ធំ មួយ, ដែល ជាពេលដែល ការវាយប្រហារ នេះបាន កើតឡើង ខ្ញុំបានចាកចេញពី ទ្វារ បើកចំហ មិនបាន ចេញ ទៅ, ប៉ុន្តែខ្ញុំ បានដឹងថាគាត់ នឹងមក ខ្ញុំបាន ដឹងថាគាត់ បានមាន ឆ្ងល់ មួយចំនួននៅលើ ស្លាប , ពាក្យទ្រគោះ ពាក្យ ផងដែរ ឆ្ងល់ថ្ម ដែលអាចត្រូវបាន យល់ថាជានៅក្នុង ភាសា នៃឧក្រិដ្ឋកម្ម ដែល ជាព្រឹត្តិការណ៍ ទម្លាប់ នៃការ ដើរ នៅក្នុងភ្លៀង ទទួលបាន សើម។

បន្ទាប់ពីបាន ចាកចេញពី ក្រឡា បានធ្វើ ទម្លាប់ ធម្មតា របស់ខ្ញុំនៃការ ទទួលយក អាហារពេលព្រឹក , បន្ទាប់មកចូលទៅ រថភ្លើង ទៅសាលារៀន ទៅសាលារៀន អាហារពេលព្រឹក ព្រឹក ថា ចម្លែក ដើម្បីមិន ឃើញពួកគេ ដោយសារតែ ទម្លាប់ របស់ខ្ញុំគឺ ថានេះជា ការស្វែងរកផងដែរ ត្រូវបានគេ ញៀន នោះទេប៉ុន្តែ មិនត្រូវបានគេ ញៀន ពិតប្រាកដ ទេប៉ុន្តែ បានធ្វើ អំពើប្តឹង មួយរួចទៅហើយ ហើយបាន ទារ ប្រាក់មួយចំនួន ក្នុងអំឡុងពេល ព្រឹក បានមក ប្រាប់ ខ្ញុំថា ក្មេងប្រុស ដែលមាន អ្នកប្រើប្រាស់ ត្រូវបានហៅ piranhas ក៏បាន រក ជីវិតនៅក្នុង វិធីមួយភាពស្មោះត្រង់ ជាច្រើនទៀត, ប៉ុន្តែតែងតែ យល់ច្រឡំ ដោយសារតែ ញៀន ក៏ បានដឹកនាំ ពួកគេទៅ នេះ, លោក Hugo នេះគឺ សម្រាប់ ទង់ សុវត្ថិភាព ជាមួយនឹងការ បន្តិច ដ៏តូច នោះទេប៉ុន្តែ បានបង្ហាញខ្លួន បាល់ ZE មួយផ្សេងទៀត អង់ហ្គោឡា រស់នៅក្នុង chelas មិនដែលមាន " អារម្មណ៍ " ល្អ ជាមួយវា ទេព្រោះអ្នកបានផ្តល់ ខោ tracksuit មួយ សង្កាត់ ខ្ពស់ Emilio ហើយគាត់ ចង់ លួច Emilio នោះលោក បានដឹងថា ខោ របស់គាត់ត្រូវបាន អណ្តូងដី បាន បណ្តាល ឱ្យខ្ញុំ ច្រើនដង នោះទេប៉ុន្តែខ្ញុំ មិនដែល ហៅថា មិន បានផ្តល់ឱ្យ នូវសារៈសំខាន់ ដែលពួកគេ បាន ប្រយុទ្ធ ដ៏ធំ សង្កាត់ Emilio ទោះបីជា មានការ កើនឡើង ខ្ពស់ នៅក្នុង សង្កាត់ កំពូល គឺ raunchy បាន បង្កើត ដូចគ្នានេះដែរ ហើយគាត់ ចង់ ការពារ វា ទាំង នោះគឺ ខ្ញុំ ចង់បាន ដើម្បីការពារ កិត្តិយស ថាជា លក្ខខណ្ឌ parochial នៃការតភ្ជាប់ កុមារភាព មួយ បន្ទាប់មក តាមពីក្រោយដោយ អ្នកដទៃទៀត ជាច្រើន ព្យាករី ក៏សង្កាត់ ហើយវា នៅទីនោះ

ដែល បានផ្តល់ឱ្យ គ្រាប់បាល់ ប្រយុទ្ធ :. ZE ដំណំ គឺ រឹងមាំ មានទម្ងន់ ប្រហែល 90 គីឡូក្រាម Emilio ជាមនុស្ស ស្លូត អា ប្រូក ធម្មតា ជា ស្តេច ការពារ កិក្ខិយស នេះ បានប្រឈមនឹង ស្ថានភាព ZE បាល់ ចង់បានការផ្ញើនៃ ជាន់ ទី 3 នេះត្រូវបានគេ ដែលជា កន្លែងដែល យើងបានផ្តល់ ការពិភាក្សា នោះ វាមិនមែនជា ការងាយស្រួល នោះទេប៉ុន្តែគាត់ បានដឹងថា គាត់មាន ល្បិចកល ក្នុងការរស់នៅ និងមាន ដើម្បីរស់ សំណួរ នេះ។ បន្ទាប់ពី ZE បាល់ បាន យក tracksuit ខោ ហើយ នៅជាមួយ ពួកគេនៅក្នុង ដៃ បានពិភាក្សា ; ខ្ញុំដឹងថា Emilio នឹង ឈ្នះ នោះទេប៉ុន្តែខ្ញុំ មិនដែល បានគិតថាវា នឹងបញ្ចប់ឡើង ដូច គ្រាប់បាល់ Billy ចង់ បញ្ជូនគាត់ ជាន់ទី 3 នេះ បានចាប់ ជើង របស់នាង Emilio បានធ្វើ នូវអ្វីដែលអ្នក បានរៀន ក្នុងករណី ចុងក្រោយ នេះខ្ញុំ ដែលបាន ឱ្យខ្ញុំរក្សាទុក , ចាប់ ករបស់គាត់ បង្ខំឱ្យ ខូច នោះគឺ ពេលដែលអ្នក ចាប់យក ក មិនធំ នោះវា មាន មុខ Handrail ឬ ចូល កោសិកា អ្វីក៏ដោយ ដែលវា គឺជា និងមិន ផ្តល់ជូននូវការ សន្តិសុខ ដ៏ធំមួយ នៅក្នុងករណីនេះបានក្លាយជា មិនអាចទាយទុកជាមុន ពី ពេល ដំបូងដែលខ្ញុំបាន គិតថា ពួកគេនឹង ធ្លាក់ចុះ ដែលត្រូវបាន ព្យាករណ៍នឹង ប្រមើលមើល សកម្មភាព នេះ, ប៉ុន្តែ បន្ទាប់មក ខ្ញុំបានគិត និងនៅតែ មាន ពីរវិធីនាទី បន្ទាប់ពីឃើញ និង ផែនការនិង គិតថាវា នឹងមិន កើតឡើង នោះទេប៉ុន្តែវា បានកើតឡើង ជា Emilio ចាប់ ក របស់គាត់ និងមិន អនុញ្ញាតឱ្យចូលទៅ បន្ថែមទៀត ហើយ បង្ខំ បាល់ Joe បានធ្វើ នោះលោក បាន រួមបញ្ចូលគ្នា កងកម្លាំង ដ៏មហិមា ទាំងពីរ មិនបាន រត់ទៅឆ្ងាយ ពេលដែលវាជា ការត្រឹមត្រូវ រ , ដែលបាន អប់រំរបស់យើង តែងតែ ធ្លាក់ចុះ ពីជាន់ ទី 3 ដល់គំនិតការខូចខាត គឺខ្ពស់ សូម្បីតែ គិតថា ពួកគេមួយចំនួន អាចស្តាប់ នៅក្នុង ស្ថានភាព នោះប៉ុន្តែ សំណាងល្អ ត្រូវបានរក្សាទុក ហេតុផល នៃកម្លាំង តែងតែ ឈ្នះ ខ្ញុំគិត ថានោះជា ជីវិត, ឥឡូវនេះ ខ្ញុំបានរត់ បន្តិច ទៅ ប្រធានបទ មួយ ក្នុងគោលបំណងដើម្បី ពន្យល់ពី វិធី ទាំងអស់ វាជាការ ធ្វើឱ្យបានសម្រេចនៅក្នុង បរិបទ ដែលយើង តែងតែ ជួប ប្រជាជននេះ អនុញ្ញាតឱ្យ រក្សា ទំនាក់ទំនង នេះដោយសារតែ ពួកគេគឺជា អ្វីដែល ជួយឱ្យយើង និយាយ ដើម្បីពិភាក្សាអំពី ស្ថានភាព គឺ ស្រស់ស្អាតប្រសិនបើ ឃើញនិងធ្វើ តាមវិធី នេះយើងអាច មានជីវិត ផ្សារភ្ជាប់ទៅនឹង ការរៀន ថ្នាំ សូម្បីតែ នេះប៉ុន្តែ យើងមានអារម្មណ៍ថាផងដែរ ដោយសារតែ យើងមាន ការ ពឹងផ្អែកលើ ថ្នាំនេះ នោះទេប៉ុន្តែយើង គឺជាមនុស្សដែល បានពិភាក្សា ប្រធានបទនៃ ស្បែក យ៉ាងទូលំទូលាយ ខុសប្លែកគ្នា ពី ប្រធានបទ បាល់ ភាគច្រើន បានមកពី សាមញ្ញបំផុត ដូចជា កីឡាបាល់ទាត់ ទៅជា វិទ្យាសាស្ត្រ កាន់តែច្រើន, យើងបានអាន គ្រប់គ្រាន់ទេ ដូច្នេះយើងអាច ពិភាក្សាគ្នា នៅពេលក្រោយ, តែងតែ បាន យ៉ាងរឹងមាំ របស់យើងត្រូវបាន អានឥឡូវនេះ ហើយបានចាកចេញ ច្រើនជាង មុន នៅទីនេះ គ្រាន់តែ ចង់បង្ហាញ ថាហេតុអ្វីបាន ជាខ្ញុំ និយាយថាខ្ញុំ មិនដែលមាន " អារម្មណ៍ " Billy ល្អជាមួយ គ្រាប់បាល់ , បាល់បាន ZE បានចាកចេញពី ដៃ ជា អ្វីដែល Emilio មិនបានកើតឡើង នោះគឺ រងរបួស នោះទេប៉ុន្តែ នោះជា ថ្ងៃ ដេកទៅមន្ទីរពេទ្យ ដើម្បី បង្ការ ។ គ្រាប់បាល់ ZE នេះគឺ នៅតែ 3 សប្តាហ៍ នៅក្នុងមន្ទីរពេទ្យ ពន្ធនាគារ ដែលពួកគេ បានដាក់ គាត់ក្នុង ផ្ទាំងទីនៃ ដៃ គឺ ជំងឺ ច្រើនបំផុត ដែលគាត់មាន ខ្ញុំ មាន ដោយស្មោះ រីករាយក្នុងការ មើលឃើញថា ទទួលបាន ទៅឆ្ងាយ , ខ្ញុំ បានអភ័យទោសដល់ អ្នក សកម្មភាព នោះទេប៉ុន្តែ ខ្ញុំដឹងថាខ្ញុំ តែងតែ ទទួលបានការ ស្តារមុខមាត់ មួយខ្ញុំតែ ក្រៀមខ្លួនជាស្រេច ខ្ញុំបាន យល់ ពីស្ថានភាព ដែលបាន អនុញ្ញាតឱ្យគាត់ ដើរ។

នោះគឺជា ថ្ងៃដែល នៅពេលព្រឹក នេះ ប្រហែលជា នឹងក្លាយជា 11 ព្រឹក ក៏មាន គ្រាប់បាល់ ZE បានទៅ ទង់ សន្តិសុខ នោះ ខ្ញុំបានដឹងថា លោក Hugo នៅជាមួយ គាត់ បាន ឃើញគាត់ ពីរបីដង , បានស្ថិតនៅក្នុង ពន្លា សន្តិសុខ បាននាំឱ្យមាន ការដាក់ទណ្ឌកម្មកុក

បង មានន័យថា ត្រូវបានគេហៅថា មនុស្សខ្លាំង នោះគឺ ភាពងាយ មិនត្រូវ មានអ្វី នៃក្រឡា ទេលុះត្រាតែ អ្វីដែល ជាមូលដ្ឋាន , ចុះបញ្ជី កម្រិត មួយ សន្លឹក ចុះបញ្ជី មួយ ចុះបញ្ជី សៀវភៅ ដើម្បីអាន មួយដែលអ្នក មិនអាចមាន កោសិកា ខិត ហើយអ្នក ត្រូវបានបិទ **23** ម៉ោងក្នុងមួយថ្ងៃ នោះទេវា តែងតែមាន ការពិបាកក្នុងការ យកឈ្នះ ប៉ុន្តែគ្រាន់តែ សម្រាប់យើង ទម្លាប់ធ្វើការកត់សំគាល់ ការដាក់ទណ្ឌកម្ម ទាំងនេះ ដោយសារតែយើង បានកន្លងផុតទៅ នេះមុនពេល រស់នៅក្នុង ការផ្ដន្ទាទោស , ការដាក់ទណ្ឌកម្ម នេះ ត្រូវបាននៅក្នុង ការ រស់នៅ ស្ថានភាព នោះ, ប៉ុន្តែមិន ចង់ រស់នៅដូច ដែល យើងបានដឹងថាអស់អ្នកដែល ដើរក្នុង ភ្លៀង ទឹក ។

ការអាក្រក់ ទាំងអស់ នេះហើយ គឺជា ការដាក់ទណ្ឌកម្ម នេះ បាន បញ្ចប់ ហើយ អ្វីដែល នឹង ស្នាក់នៅ របៀបនោះ ប៉ុន្តែមិននៅក្នុង ការវាយប្រហារ ។ **Hugo** បាន ចាក់ ពីរដង ក្នុងក្រពះ **Dauphin** នេះបាន ទទួលការព្យាបាល ជាបុរស អាក្រក់ ល្ងាច តិចតួច ក្រាម មួយចំនួននៃ ហេដ្ឋារចនាសម្ព័ន្ធ ប្រហែល **30** ជាន់ នឹងមាន ប្រហែល **10** ក្រាម , បុរសម្នាក់ដែលបាន និងចំណាយ តម្លៃនៃការ សម្មតិសាម **Dauphin** របស់ពួកគេ, **paws** នេះ , **paws** នេះ ដោយសារតែគាត់ ត្រូវបាន ចាប់ខ្លួនពីបទ រំលោភ លើ រថភ្លើង មួយ បានធ្វើឱ្យ ស្លាប់ ត្រូវបានគេ និយាយ ច្រើន ហើយ ត្រូវបានគេស្គាល់ នៅពេលនោះ ការវាយប្រហារ មួយកំពូល ព្រោះវា ពាក់ព័ន្ធនឹង ប្រាក់ច្រើន នោះវាគឺ ជា ចំនួនទឹកប្រាក់ ដ៏ខ្ពស់ នៅពេលនោះ ត្រូវបានគេ ក្បួនជញ្ជូន ដឹក លុយ ពីធនាគារ រវាង **Sintra** ទីក្រុង **Lisbon** ។ ការវាយប្រហារ នេះបានកើតឡើង នៅទីនោះក៏មាន នៅខាងក្រៅ ទីក្រុង **Lisbon** រថភ្លើង **Sintra** ហើយមាន បុរសម្នាក់ ស្លាប់ នោះទេប៉ុន្តែ ពួកគេមិន អាច បញ្ជាក់ថា វាជាការ ដែលគាត់ដែល បានប្រព្រឹត្ត អំពើឃាតកម្ម នៃ បទល្មើស ដែល មាន មិន អាច បង្ហាញថា លោកជា មេដឹកនាំ ពិតប្រាកដនៃ អំពើឃាតកម្ម នេះ ប៉ុន្តែត្រូវបាន ផ្ដន្ទាទោស និងជាងដំណើរ គុករបស់គាត់ បានយក ការវាយធ្ងក់ ជាច្រើន ដែលអ្នក បានចូលមក និងបាន ចាប់បាន គ្រឿងញៀន នេះគាត់ មិនបានផ្តល់ ថ្នាំ ទៅឱ្យ នរណាម្នាក់ បានទទួលជ័យជម្នះ នោះ គឺថា គាត់បានលក់ នេះ លោក បានរក្សា ថ្នាំ ខ្លួនវា , គាត់ បានរៀបចំ សុវត្ថ នៅក្នុង ក្រឡា តែប៉ុណ្ណោះដោយ **chibadela** មួយដែលពួកគេ អាចធ្វើបាន នៅទីនោះមក, ប៉ុន្តែនេះ គឺសម្រាប់ ពេលបច្ចុប្បន្ននេះ។

ដូចដែល គាត់បាន ឈ្មោះហៅក្រៅ ក្ដាម នេះ ត្រូវបាន ផ្តល់ឱ្យថា ឈ្មោះហៅក្រៅ ដោយមិន បង្វិល អ្វីដែល នរណាម្នាក់ មិនឱ្យ នរណាម្នាក់ គាត់ បាន ដឹងថា ដៃ អាចលាង ផ្សេងទៀត នោះគឺ វាអាច ផ្តល់នូវការ ទទួលជ័យជម្នះ អាចជួយ នៅពេលដែលមនុស្សដែល បានសួរគាត់ ឱ្យជួយ និង **Hugo** ជាក្មេងប្រុស ដ៏ស្ងួតស្ងាញ់ មកតោង ។ មាន លំដាប់ បន្ទាប់ពីព្រឹត្តិការណ៍ ទាំងនេះ ធ្វើតាម **Dauphin** ត្រូវបានគេ បញ្ជូនទៅ **Coimbra** មានតម្លៃ បន្តិច តូចមួយនៃ ពួកសាសន៍យូដា , ទោះជាយ៉ាងណា ខ្ញុំ ផងដែរ ! នៅឆ្នាំ **1998** ត្រូវបានគេ កាន់តែ ត្រឹមត្រូវ **27** ខែមិថុនា បាន បានបំបែក ខ្ញុំពី **Hugo** គាត់មាននៅក្នុង កោសិកា មួយផ្សេងទៀត, មានកត្តា ដែលនាំឱ្យ ការធ្វើដូច្នេះ , អ្នកផ្សេងទៀត ត្រូវបានគេ ស្វែងរក ដៃគូ របស់ខ្លួន ដែល ត្រូវបានគេ **piranhas** ដោយសារតែ រាល់ថ្ងៃ ប្លន់ ប្រហែល **3040** ក្រាម ការជក់បារី និងការ ប្រើប្រាស់ បានទាក់ទាញ ហ្វូងមនុស្ស នេះដោយសារតែ ពួកគេតែងតែ ត្រូវបានគេ តម្រង់ទិស ត្រូវបានគេ ហៅថា លំដាប់នៃ ការញៀន ថ្នាំ ហើយ បន្ទាប់មក នៅពេលដែលគាត់ បានចាកចេញពី មនុស្សខ្លាំង យើងបានសម្រេចចិត្ត ថាយើងនឹង ស្នាក់នៅ ក្នុងក្រឡា ដូចគ្នាប៉ុន្តែ **piranhas** ទាំងនេះតែងតែ មានព្រះបន្ទូល ជំងឺ របស់ខ្ញុំដោយសារតែ ដើម្បីឱ្យពួកគេ ខ្ញុំជា ច្រើននៃ ការចេះទន្ទឹម មួយ

យក្នុង ផ្លូវ បានយក ពួកគេ ដោយសារពួកគេ មានបន្ទប់ កម្រិត បានដឹងថា ខ្ញុំជា អ្នក ពិតប្រាកដ បានទាក់ទាញ មិត្តភក្តិ ដោយសារតែគាត់ បានដឹងថា ដើម្បីផ្តល់ឱ្យ នៅរស់ ខ្ញុំ។

គាត់បានដឹងថា ឱ្យខ្ញុំ ផ្តល់ឱ្យ ទៅបរិបទ ស្ថានភាព **conviviality** ហើយវាត្រូវបាន មនុស្សទាំងនេះ ដែលបានរស់នៅ ស្ថានភាព បែបនេះ ជាមួយខ្ញុំក្នុង ពេល ដែលពួកគេ បាននិយាយថា ការអាក្រក់ ពីខ្ញុំ បាននិយាយ ឈឺ ខ្ញុំ ទាំងអស់នៅក្នុង គោលបំណងដើម្បីទទួល បានផលប្រយោជន៍ ពីអ្វីដែល ក្មេង នេះបាន រៀបចំ ចង់ យកចិត្តទុកដាក់ ទៅហើយ ពួកគេចង់ ឱ្យមាន ការយកចិត្តទុកដាក់ លើពួកគេ ដូច្នេះពួកគេអាច នឹងមាន ពួកគេគឺជា ការល្អ ដែលត្រូវ បាន គេយក **surf** នោះ តែងតែ ខ្ញុំមិន ខ្វល់ នឹងវា ដឹង ថាជីវិត គឺដូចជា អ្នករាល់គ្នា ចង់ ឱ្យមាន បានយ៉ាងល្អនិង មានអំណរគុណសម្រាប់ ប្រាក់ចំណូលរបស់អ្នក ដើម្បីជាប្រយោជន៍ផ្ទាល់ ទេប៉ុន្តែ ត្រូវបានគេ តែងតែ អ្នកដែល ខ្ញុំធ្លាប់បាន ត្រូវការជាចាំបាច់ , ពួកគេ ក៏ ត្រូវការខ្ញុំ , យើងបាន ក្លាយជា កម្លាំង រូបរូម , ដែលត្រូវបាន ត្រូវបាន ធានារ៉ាប់រង ប្រសិនបើពួកគេ ចង់បាន មួយចំនួន នឹង ការរំលោភ ជំនួយរបស់យើង នោះទេតែវា ក៏នឹង ត្រូវចំណាយ ហើយវាគឺជា ពេលវេលាខ្ញុំត្រូវបានគេ ផ្ទេរទៅ ទទួលយក ការពិតណាស់ នៅក្នុងជ្រលងភ្នំ ផ្ទីហ្វ មួយ រួចទៅហើយ បាន ពីរប្រាំ ខែនៃការ ប្រតិបត្តិការ នៅពេលដែល **rasta** ដែល លោក **Hugo** ត្រូវបានផ្ទេរទៅ ជ្រលងភ្នំ របស់សាសន៍យូដា មកដល់ ខ្ញុំបានទទួល គាត់ទុកដូចជាបងប្អូនវិញ សម្រាប់ មិត្តភាព ដែល មានរួចទៅហើយ ធ្លាប់មាន ជាមួយគាត់ , មានស្លាប បួនក្នុងស្លាប ផ្ទីហ្វ ជ្រលង **A, B, C, D** , ខ្ញុំបាន រកឃើញខ្លួនឯង នៅ យ គឺ ក្នុងរូង មួយនឹង **Dauphin** ត្រូវបាន ផ្ទេរ ពី **Coimbra** សាសន៍យូដា ជ្រលងភ្នំ ហើយនោះជា ពេលដែលខ្ញុំ បាននិយាយទៅ **Hugo** ប្រសិនបើ ចង់ ស្នាក់នៅក្នុង ដែររបស់ ខ្ញុំ, គាត់ចង់ នោះទេប៉ុន្តែ វាមាន បញ្ហា មួយទៀត ថាគាត់មាន ការភ័យខ្លាច ដោយសារតែលោក បានព្យាយាម រួចទៅហើយ ដើម្បីសំលាប់ **Dauphin** ពីក្រណាត់ទេសឯក នេះ ក្រៅពី បាន ផ្តល់ឱ្យ គាត់ ចាក់ ពីរនាក់ ចង់ បញ្ជូន បុរសម្នាក់ ពី ជាន់ ទី **3** បានធ្លាក់ចុះ នៅទីនេះនិង បងប្អូនជីដូនមួយ របស់លោក **Bento** , រារាំងដើម្បីធ្វើដូច្នេះ ទេប៉ុន្តែគាត់ នឹងមិន នៅជាមួយខ្ញុំ នៅក្នុងបន្ទប់ របស់ខ្ញុំ មិនមែន ដោយសារតែគាត់ មិនចង់ ទេប៉ុន្តែគាត់ ខ្លាច ការសងសឹក របស់ **Dauphin** នោះ, បានធ្វើ អ្វីមួយចំនួន រួចទៅហើយ នៅក្នុងពន្ធនាគារ មាន ការគោរព គឺជា បុរសម្នាក់ដែល ត្រូវបានគេ ដាក់ទោស បានគេស្គាល់ថា ជាបែបនេះ បានយ៉ាងងាយស្រួល នោះទេតែខ្ញុំបានប្រាប់គាត់ អ្នកថា បុរសនោះ នឹងមិន ទទួលបានជោគជ័យ អ្នក, មួយ និង សងសឹក ទេ មានទំនាក់ទំនង ល្អជាមួយ **Dauphin** បាន ប្រាប់គាត់ ជាច្រើន ដង ថាខ្ញុំ មិនចូលចិត្ត នូវអ្វីដែល ពួកគេបានធ្វើ ទៅគាត់ ហើយគាត់ បាន ប្រាប់ខ្ញុំថា គាត់បាន បំភ្លេចចោល ទៅហើយ។

ខ្ញុំត្រូវបានគេ ទទួលយក ជាការពិតណាស់ , និង ការផ្លាស់ប្តូរ ទាំងនេះបាន មកពី ដំណើរការ មួយបាន កើតឡើងនៅក្នុង **rasta** **Linhó Hugo** និង ត្រូវបានគេ ចោទប្រកាន់ថាបាន **cadets** ក្នុងករណី ឃាតកម្ម ដែលបាន កើតឡើងនៅក្នុង សំពត់ ។ យើង នៅក្មេង ណាស់ យើង បានមក ដេញពីផ្ទៃ អាច និយាយពី ឈ្មោះរបស់ ពួកគេទាំងអស់ នោះទេតែ ខ្ញុំនឹង មិនមែនត្រឹមតែ និយាយពី ឈ្មោះ របស់ មួយចំនួន, បន្តិច ដ៏តូច ដែលជា ចនសុន ដែលជា កីឡាករបាល់ទាត់ ដ៏ពិតប្រាកដ តំណាង សង្វាក់ ជម្រើស ទាំងអស់ ដែលជាកន្លែងដែល គាត់មាន ឬបាន កន្លងផុត **Toni** សតវរមប ត្រូវបាន ផ្ទេរ ដោយ ការរំលោភ ជាច្រើន ផងដែរ បាន ធ្វើឡើងនៅក្នុង **Linhó** ជួញដូរ នេះ ក៏ត្រូវបាន **ZE** ទៅ , ខ្ញុំ នេះ បានរស់នៅ ឱ្យបានគ្រប់គ្រាន់ ជាមួយនឹងគាត់ មិនត្រូវបានគេ ចាប់ខ្លួន រស់នៅ ជាមួយគាត់ នៅក្រោមដំបូ

ល ដូចគ្នានេះដែរ ដោយមាន **umasraparigas** ឈ្មោះ **Chavala** ខ្ញុំមានលោកបាន ខ្ញុំមាន របស់គាត់។

ប៉ុន្តែការ ចង់ដឹងចង់ឃើញ ពី អ្វីនេះ ត្រូវបាន ដាក់ផ្ទុយមកវិញ សម្រាប់ខ្ញុំ បានដើរជាមួយ នារីម្នាក់ ដែលបានញាំ សេះ មួយហើយ នាងបានលក់ខ្លួន ឡើង សម្រាប់បញ្ហានោះ មាន ស្រីពេស្យា ទាំងពីរ មិនចូលចិត្ត រស់នៅ ពីងផ្អែកលើ ស្រ្តីម្នាក់ នោះទេប៉ុន្តែខ្ញុំ ចូលចិត្ត វាដើម្បី រស់នៅ ជាមួយនឹងវា ឆ្ងាយៗខ្ញុំគ្រាន់តែ ប្រើប្រាស់ កូរ៉ាអ៊ីន នៅពេលនោះ មិនបាន ទទួលយក យ៉ាងខ្លាំងផងដែរ ដែលនាងបាន ហេរ៉ូអ៊ីន និង កូរ៉ាអ៊ីន នោះទេប៉ុន្តែ បានរក្សា ទំនាក់ទំនង នេះ ចូលចិត្ត របស់នាងនិង **ZE** ទៅ និងការ **ANA** ក៏ ញៀនថ្នាំ និងការ ចង់ដឹងចង់ឃើញ ពី អ្វីនេះ គឺថា ខ្ញុំ តែងតែ និយាយទៅកាន់ ទៅ **ZE** សម្រាប់គាត់ ឱ្យចាកចេញពីសេះ នេះ តែងតែ និយាយថាគាត់នឹង មិនប្រើ ហេរ៉ូអ៊ីន ក្រោយមក បានមក ខ្ញុំឱ្យ បណ្តោយខ្លួននៅក្នុង ខ្សែសង្វាក់ និងនៅ ពេលដែលខ្ញុំ មាននៅក្នុង ជ្រលងភ្នំ របស់សាសន៍យូដា នោះមាន ការ **rasta** បាន បន្តិច ដ៏តូច នេះបាន រស់ ឡើង ពេលល្អ មាន ឱ្យបាននឹង ឱ្យបាននឹង សម្ភារៈនៅក្នុងទីផ្សារ នោះគឺ មាន ច្រើន នៃថ្នាំ មួយនិង ពួកសាសន៍យូដា ជ្រលងភ្នំ គឺជា ខ្សែសង្វាក់ គោរព តាមរយៈការដែល បុរស ជាច្រើនបាន កាត់ទោសឱ្យជាប់ ទោស អតិបរមា និងតែងតែ មាន កេរ្តិ៍ឈ្មោះសម្រាប់ ការ ខ្សែសង្វាក់ ដ៏គ្រោះថ្នាក់ មួយដែល បាន កើតមាន ជានិច្ច ហើយមាន ដែលបានកើតឡើង មនុស្សឃាត ដូច្នោះវា គឺជា ខ្សែសង្វាក់ មួយដែលមានជាការ កិត្តិទាម ធ្ងន់ ។

ខណៈពេលដែល វាមាន ច្រើននៃ សម្ភារៈ នៅលើទីផ្សារ ទាំងអស់ ចង់លក់ នឹងត្រូវបាន ផ្តល់ឱ្យនូវ សម្ភារៈ ជាច្រើនទៀត មានការ ចាប់ផ្តើម ជម្លោះ រវាង **Dauphin** និង **Pinocchio** ពិតប្រាកដ បានរកឃើញ ខ្លួនឯងបាន ចាប់ខ្លួនពីបទ ជួញដូរ ថ្នាំញៀន អន្តរជាតិ ជា មេខ្លោង និងជា បុរសម្នាក់នេះ រួចទៅហើយ មាន កំណត់ត្រាមួយក្នុង ច្រវាក់ ភាគខាងជើង ភាគខាងត្បូងនៃ ប្រទេសព័រទុយហ្គាល់ និងការ ដែលបាន ចាប់ផ្តើម ជាថ្មីម្តងទៀត នៅពេលដែល មិនចង់ ឃើញឬ ដឹង។ **Pinocchio** ដែលបានបង់ ទៅឱ្យ **Hugo** ច្រើន នៃថ្នាំ មួយដើម្បី ផ្តល់ **Dauphin** នោះលោក បានចូលទៅ វា វាយ បុរសនោះ នៅក្នុងបន្ទប់ ស្លៀកពាក់នេះ ទាំងអស់ សម្រាប់ជាប្រយោជន៍នៃ ការច្រណែន នេះ ហិដ្ឋា ;**Dauphin** លក់ កញ្ចប់ដែល មានទំហំធំ និងជា របស់ពួកគេ ចុះខ្សោយ នោះហើយជា មូលហេតុដែល **Pinocchio** បានបង់ ដើម្បីផ្តល់ **Dauphin** នេះ។

វាជា ព្រឹត្តិការណ៍ដែល មិនមែនជា វិភាគខ្លាំងណាស់ ប៉ុន្តែ ពេលវេលាបានមក ទេតែ ក៏មាន បញ្ជី ផ្ទៃក្នុង និងបាន បំផ្លិក ផ្តុំទោស មួយចំនួន រួចទៅហើយ , ខ្ញុំ បានចាប់ផ្តើម មានបញ្ហា ខ្ញុំបាន ចាប់ផ្តើម ត្រូវបាន ដេញតាម ដោយ បុគ្គល ឈ្មោះហៅក្រៅ **marcão** គាត់បាន រកឃើញ ខ្លួនឯងបាន ជាប់ចំពោះការ សម្លាប់ បងប្អូនរបស់ខ្លួន និងពីរបៀបដែល ខ្ញុំចាំបាច់ត្រូវ ជក់បារី ជាអ្វីរវាង ថ្ងៃដែល បានចាប់ផ្តើម ធ្វើឱ្យ ការប្រមូល និង ជាផ្នែកមួយនៃ ការប្រមូល អ្នកដែល **marcão** បានបង្ហាញខ្លួន , មិនចង់ ឱ្យខ្ញុំ យកប្រាក់ នោះ គាត់បានរកឃើញ នៅ ខាងស្តាំ ដូច ជាមាន ច្រើនជាង ផ្ទាំងកហើយខ្ញុំបាន ជិះ មកខ្ញុំ រថា ដែលត្រូវបាន ចង់ ជៀសវាង កុំឱ្យខ្ញុំ យក ប្រាក់ ដែលបានមកពី ការប្រមូល ដោយសារតែគាត់ ក៏ នៅទីនោះដើម្បី ទទួលបាន ប្រាក់ៗយើងមាន ការផ្លាស់ប្តូរ នៃពាក្យ ដែលគាត់ បានបង្ហាញ អំណាច រាងកាយ ប៉ុន្តែ គ្មានអ្វី ដែលបានកើតឡើង ខ្ញុំបានទៅ ជាមួយ លោកឱម ប្រាក់ ដែលខ្ញុំបាន , គ្រាន់តែ ថាវាគឺជា ការចាប់ផ្តើម ដើម្បីធ្វើឱ្យ សត្រូវ នេះខ្ញុំ បានមក ដើម្បីធ្វើ ការប្រកួត បាល់ទាត់មួយ នៅក្នុងការដែល បានចូលរួម ជាមួយ ទំហំ នៃការផ្ទាំជក់ សម្រាប់ក្រុម ដែល ឈ្នះ គាត់មាន នៅក្នុងក្រុម ប្រឆាំង ដែលខ្ញុំ

បាន ឃើញថាខ្លួនខ្ញុំ កំពុងលេង ជាមួយក្រុម ដែលបាន មកពី ផ្ទៃ , អណ្តូងដី ត្រូវបានធ្វើឡើងដោយ សត្វពេក្សាល **Toni , Jorge** នេះ លោក **Louis Joe** ទៅនិង អត្តពលិក ហើយយើង ដឹងថា យើងបាន និង លេងយើងចង់ ឈ្នះ សូម្បីតែប្រសិនបើ វា ត្រូវ មើលស្រាល គួប្រកួត នេះហើយ នោះជាអ្វីដែល បានកើតឡើង ដែលយើងបាន បាត់បង់ យើងបានបាត់បង់ ការប្រកួត ដោយសារតែ ខ្ញុំជា ប្រធាននៃ ការភ្នាល់ ដែល បាន ចូលរួម ទូរទស្សន៍ របស់ខ្ញុំនៅលើ លោកលន់ ដើម្បីធ្វើឱ្យ បរិមាណ មួយដែលគាត់ បាន ប្រព្រឹត្តទៅ វាម៉ែន , ហ្គីបស៊ីស៍ នេះ បាន កត់ត្រា ជាយូរមកហើយ គឺជាបុរសម្នាក់ បានបុក នៅកណ្តាល មួយជា មិន ចង់បាត់បង់ បានឱ្យដឹងថា មិនបាន បង់ប្រាក់ ដែលពួកគេបាន **chatearam** គឺ ខ្ញុំនិង ទាមទារ បរិមាណ ថ្នាំជក់ ទេប៉ុន្តែ បានធ្លាក់ចុះ ស្ងៀមស្ងាត់ , វាជាការ បន្ទាប់មក បានបន្ត ថា បុរសម្នាក់ **marcão** នេះចង់ និយាយថា កម្រិតសំឡេង និង បានទទួលយក ដោយសារតែ ពួកគេមាន ហេតុផល មិនមាន ត្រូវបាន រួមបញ្ចូលគ្នា នៅក្នុងការប្រកួត នោះ គឺ កីឡាករ មួយ តែងតែ ប្រយុទ្ធប្រឆាំងដើម្បី សិទ្ធិនិង ដើម្បីជៀសវាង បញ្ហានៅពេល មាន ដូច្នោះដើម្បី ជៀសវាង ។ បន្តទៀត នោះទេប៉ុន្តែ បុរសម្នាក់ នេះ តែងតែ បន្ត ការព្យាយាមដើម្បី ធ្វើអោយ ខ្ញុំនៅទីនោះ គឺជាថ្ងៃ ដែលខ្ញុំបាន មានដើម្បី ចូលទៅកាន់ វគ្គនៃ ជាងឈើ នេះ គឺ ថាហេតុអ្វីបាន ជាខ្ញុំ បានទៅ ទីនោះដើម្បី សាសន៍យូដា ជ្រលង ថ្ងៃ ជៀសមិនរួច បាន កើតឡើងដែលថា ឆ្នាំ នេះគឺ ខ្ញុំឱ្យ បើក ក្រឡា វាជាការ កម្រណាស់ ដែលខ្ញុំទទួលបាន កោសិកា មួយប៉ុន្តែនៅថ្ងៃនោះ ត្រូវបាន ខកចិត្ត , មិនបាន ជក់ ថ្នាំ បានគ្រប់គ្រាន់ គឺដើម្បី ចាកចេញពី ការ ដាក់ចំណាត់ថ្នាក់ ក្នុងការ ចុះ ទៅ សិក្សាវគ្គ នេះហើយនិង គ្របដណ្តប់ លេចឡើង ឱ្យខ្ញុំ **marcão** , ធ្វើឱ្យខ្ញុំ ប្រញាប់ ប្រញោះ ជាការ មិនសប្បាយចិត្ត និងជាការ មាន ប្រវត្តិសាស្ត្រ មួយ ទៅ ប្រធានបទ បង្កហេតុខ្ញុំ, ខ្ញុំមិន ស្អាក់ស្នើរ **desferi** កណ្តាប់ដៃ ហើយគាត់ មានប្រតិកម្ម នោះទេប៉ុន្តែ មានឱកាស នោះទេ បានសិក្សា រួចហើយ គឺ អ្នកប្រដាល់ មួយប៉ុន្តែ ជាការ អស់សង្ឃឹមដើម្បី បង្ក នូវអ្វីដែល បានកើតឡើង គឺ អារម្មណ៍ ពេលគឺ មិនបាន បំពេញតាម ការដាក់ទណ្ឌកម្ម ណាមួយទេ ដោយសារតែគាត់ នៅទីនោះ ថ្ងៃដែលប្រធាន រូដ លោក **Eduardo** គឺជា ឈ្មោះរបស់ បុរសម្នាក់ ដែលមានកំពស់ ប្រហែលប្រាំមួយ ជើង ដ៏រឹងមាំ ខាងរាងកាយ ជាមនុស្ស មានភាពស្មោះត្រង់ , គាត់ ជាមនុស្សសុចរិត ម្នាក់ហើយ បានចាកចេញពី វានៅ នោះ។ ខ្ញុំបានបន្ត នៅលើ ការពិតណាស់ តែងតែ យកចិត្តទុកដាក់ ក្នុងការ វាយប្រហារ នៅលើផ្នែកមួយ របស់គាត់នោះទេ ព្រោះខ្ញុំ បានដឹង ដែលគាត់ បានយក ពេលវេលាខ្លះដើម្បី បញ្ឆេះ និងជា បែបនេះ **precavi** ខ្ញុំ, អ្វីដែល យើង ទាំងអស់គ្នាមាន សភាវគតិ , វិញ្ញាណទីប្រាំមួយ ស្រ្តី ធម្មតា ឈ្មោះ របស់លោក ទេប៉ុន្តែបុរស ក៏ មាន។ នេះជា វិញ្ញាណទីប្រាំមួយ គឺ មិនបានរំពឹងទុក នោះ គឺត្រូវ ដឹង ពីរបៀបលេង និងការ ដឹង ការ និងការគោរព , មិនមានអ្វី បានកើតឡើង បន្ទាប់ពី នោះខ្ញុំ បានព្យាយាមដើរតាម ការនាំមុខ នេះប៉ុន្តែ មិនអាច ទេព្រោះ ចិត្តខ្ញុំ ខ្លាំង ត្រូវបាន ធានា ដោយ **rasta Hugo** មួយនៃ បុរសដែល គោរពបំផុត នៅពេលនោះខ្ញុំរស់ នៅ **seclusion** មិនត្រឹមតែ ចាត់ទុកថាជា លើកដំបូង ដោយសារតែ ដំបូងខ្ញុំ ! អ្វីគ្រប់យ៉ាងដែល គាត់បានរៀន , ភាពក្លាហាន គាត់បាន បង្ហាញ ដូចដែល ខ្ញុំបានមាន ភាពក្លាហាន និងការ រួចទៅហើយ ដែលខ្ញុំបាន កន្លងផុតទៅ ស្របយក បានស្របយក ភាពក្លាហាន ដើម្បីឱ្យដឹង ថាមាន អ្នកចម្បាំង ជាបុរស ដ៏ស្មោះត្រង់ ម្នាក់ កំណាព្យ មួយ , បុរសម្នាក់ដែល ចូលចិត្ត កំណាព្យ មួយប៉ុន្តែទោះបីជា ថាខ្ញុំ បានល្អ ប្រសើរជាង គាត់។ ខ្ញុំចង់ ឮ ខ្ញុំបាន សមាសភាព ខគម្ពីរ ជាច្រើន ដែលជាការ ឧទ្ទិស ឱ្យពួកគេ ទៅគាត់ថា ខ្ញុំជា ការល្អបំផុត ត្រូវបានគេ ត្រលេខ បុរសរ៉យ ដង ដែល គាត់រត់ គឺ ប្រាជ្ញា , ខ្លាំង , វាជា គ្មានមនុស្សរស់នៅ , ទទួលបាន ការសងសឹក នៅកណ្តាល , ដែលជាកន្លែងដែល នាងបាន រស់នៅ ជាមួយនឹង ការនៅសល់នៃ ការចំនួនប្រជាជន ពន្ធនាគារ ចាប់បាន ជាច្រើន នោះទេប៉ុន្តែវា គឺជា មនុស្សដែល មានសន្តិភាព ទាំង

ងអស់, អ្នកដែល បានធ្វើការ ប៉ុន្តែមិន ខ្ញុំនៅពេលដែលខ្ញុំ បានឈប់ ធ្វើការនិង បានយក ការពិតណាស់ , ខ្ញុំបានក្លាយជា អ្វីដែលយើង មិនចង់ ក្លាយជា គោ នៃ ភាពងងឹតខ្ញុំ បានវិលត្រឡប់ទៅ ក្រណាត់ នោះហើយជា ពេលដែល អ្វីគ្រប់យ៉ាងដែល បាន រីកចម្រើន សម្រាប់ខ្ញុំ ដោយសារខ្ញុំបាន មកផ្ទះ ដែលជាកន្លែងដែល ខ្ញុំបាន ហើយបាន ស្នាក់ជំនាញ ,មិនមាន ការបញ្ជាក់ពី ការ , កើតជាថ្មី នៃតំបន់នេះ ដែលខ្ញុំបាន ធ្លាប់មាន នៅក្នុង ងផ្ទះ ដែលថា របស់ខ្ញុំ ដោយសារតែគាត់ បានរក្សា ការគោរព នោះ វាគឺជា ការលំបាកក្នុងការ បំបែក ដូច្នោះ ខ្ញុំបានសម្រេចចិត្ត ដើម្បីរកមើល វិធី ដែលស្រួលបំផុត ដើម្បី រស់រានមានជីវិត ដ៏លំបាក ដែលខ្ញុំ បានរកឃើញ។

វាគឺជា ខ្សែសង្វាក់ កណ្តាលនៃ ទីក្រុង **Lisbon** , បានដាក់ គ្រប់ប្រភេទ **motherfuckers** ដែលមាន នៅក្នុងជីវិត មួយចំនួន បាន ងាកទៅរក បទល្មើស ដោយ ចៃដន្យ , អ្នកផ្សេងទៀត បាន ពាក់ បទឧក្រិដ្ឋ ដោយ មនសិការ មាន គឺតែងតែ ជាកត្តា ល្អនិង ល្អ, មិន ខ្លាច អ្វីឡើយ រីឯខ្ញុំវិញខ្ញុំដូចគ្នា ដូចដែលវា បានធ្វើ អ្វីគ្រប់យ៉ាង រួចទៅហើយ ពីការ ល្អ , មិត្តភក្តិ , ការ ការពារ , ការ ផ្សះផ្សា ដែលបាន យល់ពី ស្ថានភាព ទាំងអស់ដែល ពួកគេត្រូវបាន **embittered** ដែល ត្រូវបានគេនិយាយ ដោយអ្នកដែល

desabafavam ខ្ញុំព្រោះ ខ្ញុំមានអារម្មណ៍ អាណិតអាសូរ ដ៏អស្ចារ្យ មានបានយក អារម្មណ៍នៃ សាមគ្គីភាព ហើយនឹង មិនចូលទៅ ខកចិត្ត ។ខ្ញុំបានទៅ នៅតាមផ្លូវ របស់យើង ដើម្បីទទួលបាន លក្ខខណ្ឌ មួយប៉ុន្តែ នៅតែមាន ពេលវេលាខ្លះដើម្បី ទាញយកប្រយោជន៍ពី លក្ខខណ្ឌ នេះខ្ញុំ បានធ្វើ ការសម្រេចចិត្ត ថាខ្ញុំ នឹងមិន ធ្វើអ្វី ដែល បង្កអន្តរាយដល់ ខ្ញុំ ប៉ុន្តែខ្ញុំ នឹងធ្វើការ ដើម្បីសេរីភាព បានក្លាយជា ភាពស្មុគស្មាញ ដោយសារតែ ទាំងអស់ បានជួបប្រទះ ពាក្យបញ្ជា ល្អរចនាសម្ព័ន្ធ ដោយ ទិសដៅ នោះទេប៉ុន្តែ ខ្ញុំអាច ឈ្នះ អ្វីគ្រប់យ៉ាង ជាមួយនឹង ទិសនោះ ។នៅ ពេល នេះមិនបាន ទទួលយកថា ហេតុផល ដែលត្រូវបាន ថតដោយ ទិសដៅ នេះគឺ ជាការលំបាក ដូច្នោះ, គឺ ជា របប ផ្តាច់ការ សម្រាប់ វាមិនមែនជា ការទទួលយក គម្រោង នេះ មានគោលបំណង ដើម្បីទទួលបានការ បំបាត់ ល្បឿនជាងមុន សង្វាក់ នោះទេប៉ុន្តែ បានក្លាយ ទោះបីជា មានការលំបាក កាន់តែច្រើន នោះទេប៉ុន្តែខ្ញុំ ចាកចេញពីដល់អ្នកអាន នៅពេលក្រោយ ដើម្បីឱ្យពួកគេ អាចយល់ ផ្លូវ ទាំងមូល មួយដែល មិនមាន សំបកកង់ នៃការ ធ្វើឡើងវិញ , ការលំបាកក្នុងការ បំបែក , ក៏ដូច ជាពេលវេលា នៃការ ផ្លាស់ប្តូរ មិន **Manuel** នេះ ។នាយក ដែលខ្ញុំ បានរកឃើញ ត្រូវបាន ជំនួសដោយ លោក **John** ក្រោមបុរសម្នាក់នេះ ដែលមក ពី ទីក្រុងម៉ាការ ដែលជាអតីត អធិការ នៃ ប្រព័ន្ធតុលាការ , បុរសម្នាក់ដែល បានរស់នៅ វាយប្រហារដោយ ម៉ាហ្វីយ៉ា ដែល ត្រូវបានបង្កើតឡើង នៅ ទីក្រុងម៉ាការ ដែល មួយ ឈ្មោះថា **24** ភាពាត់ មាន អ្នកយាម ដែលបានស្តាប់ មួយចំនួននៅលើ ការងារនោះ ទេព្រោះវា ជាកម្មសិទ្ធិរដ្ឋបាល ពីរទុយហ្គាល់ បន្ទាប់មក ហេតុអ្វីបាន បញ្ជូន ទ័ពជំនួយ ជាសាធារណៈ ដើម្បីបម្រើ ប្រទេសជាតិ។

ទ្រង់បានរងទុក្ខ ការវាយប្រហារនោះ បានរត់គេចខ្លួន នោះទេប៉ុន្តែ អង្គរក្ស របស់គាត់ត្រូវបាន សម្លាប់ កើនឡើង ចូលមកដល់ ការគ្រប់គ្រងរបស់ ក្រណាត់ ដែលជា មនុស្សសុចរិត លោកបាន ចូលចិត្ត ខ្ញុំនៅពេលដែល គាត់ឃើញ ខ្ញុំគាត់ បានចាត់ខ្ញុំ បានដឹង ថាគាត់មាន ទំនុកចិត្ត លើខ្ញុំ ប៉ុន្តែខ្ញុំមិន ខ្វល់ ទេព្រោះ គាត់មានសញ្ញាណនៃ ការផ្លាស់ប្តូរ នៃការត្រូវបាន ចាត់ទុក ខ្លួនឯង ខ្លា ស្តេច មួយ ដែលមាន ជាតិពុល នៅក្នុង ឈាម បានហៅ គាត់និង មិន បានហៅ ខ្ញុំបាន បាត់បង់។

ចាប់ផ្តើម ការដាក់ទណ្ឌកម្ម អប្បបរមា ក្នុងក្រុម លំនៅដ្ឋាន គឺ ការដាក់ទណ្ឌកម្ម មួយវា មិនត្រូវបានគេ រឹង ត្រូវបានគេ ចាត់ទុកថាជា ការផ្តន្ទាទោស ធម្មតា ណាស់នៅក្នុង ល្បឿន សេរីនេះ នៅក្នុង ខ្សែសង្វាក់ នោះទេប៉ុន្តែ សម្រាប់ខ្ញុំ វាបានក្លាយជា សុបិនអាក្រក់ មួយដែល មិនទទួលយក ការដាក់

ទណ្ឌកម្ម នេះប្រធាន យ៉ូហាន ក្រាម។ គាត់បានទៅ កោសិកា របស់ខ្ញុំ ដើម្បីនិយាយទៅកាន់ ខ្ញុំថា ជួយខ្ញុំ មិនបាន ទទួលជំនួយ បែបនេះ ទុកចិត្ត ជំនឿ ដែលគាត់មាន ដូចជាការ ដែលត្រឹមត្រូវក៏លោក បានទាមទារ នៅក្នុងការ ត្រឡប់មកវិញ ជាមួយ ការសហការ ដោយផ្ទាល់ពី អ្វីដែលគាត់ ចង់ដឹងថា ខ្ញុំមិន មានឆន្ទៈក្នុងការ ធ្វើដូចនោះដោយសារតែវា មិនដែល ឱ្យខ្ញុំ សហការគ្នា ក្នុងការ ផ្តល់សេវា ទាំងនេះ នោះទេប៉ុន្តែវា គឺជា សេចក្តីថ្លែងការណ៍ របស់គាត់ ថាគេគាត់ ជាមនុស្ស ល្អ។ ការផ្តន្ទាទោស នេះ អាក្រក់បំផុត នោះ បាន ចំនួនពីរ បលេកផ្លូវចិត្ត ចូលមក ទៅបង្អួច របស់ខ្ញុំ ៖ នាងហិនទំរ ដែលជា **Chibanga និង piranha** គឺ នាងហិនទំរ ដែលបាន ធ្វើឱ្យខ្ញុំ ថ្នាំ បលេកផ្លូវចិត្ត ទាំងពីរ នេះបាន ចំណាយពេល បញ្ចប់ការសិក្សា សេវាកម្មមួយ នេះត្រូវបាន បុរសម្នាក់ ដែលមាន ខ្ញុំនាំយក ទៅជា ការផ្តន្ទាទោស ក្នុងក្រឡា ដែលបាន **sampaio** គឺជាឈ្មោះ របស់គាត់។ ចាប់តាំងពី ផលប៉ះពាល់នៃការ បលេកផ្លូវចិត្ត នេះគឺ នៅតែមាននៅ ក្នុងខ្ញុំ ខឹង នឹងខ្ញុំ មើលឃើញ ឆ្លង **sampaio** នៅចំពោះមុខ នៃកោសិកា របស់ខ្ញុំ, ខ្ញុំបានចាកចេញពី បន្ទប់ ទាំងមូល ទទួលបាន ភ្លើងទៅ ពួកនេះ, ខ្ញុំបានចាកចេញ នៅពេលដែល កង ត្រូវបានគេ ជួយខ្ញុំ ខ្ញុំបានរត់ ចេញទៅ នោះខ្ញុំ បានទៅ ក្នុង **yard** ដែលបាន ចាប់បានឈើ និងពីរ ដុំថ្ម ហើយបាន សរសេរនៅក្នុង ដៃ ខាងស្តាំ, សងសឹក បំណងប្រាថ្នា ដ៏សាហាវ របស់គាត់។ ថ្ងៃ នោះជា មានឆន្ទៈក្នុងការ សម្លាប់ ឆ្មាំ ឬ អ្នកដែល វាគឺថា ទទួលបាននៅក្នុង វិធីរបស់ខ្ញុំ ទេប៉ុន្តែ ពួកគេមាន ដូចជាការ ឆ្លាត តែងតែ មក និយាយជាមួយ ខ្ញុំគេ មិនមាន វិធីផ្សេងទៀត ចេញ, ដោយសារតែ ពួកគេបាន ដឹងថា ខ្ញុំត្រូវបានគេ ខឹង និង មាន ស្លាប់ ទាំងមូល ទៅការពារ ខ្លួនខ្ញុំ ប្រសិនបើខ្ញុំ ប្រកាស ដូច្នោះ ទេប៉ុន្តែ ខ្ញុំមិន នៅលើគណនី របស់ខ្ញុំ, របៀបមិន អាច ប្រយុទ្ធ ដោយគ្មាន ហេតុផល បន្ទាប់ពីពីរបី ម៉ោងក្នុងមួយ ខ្ញុំបានទទួល ការប្រោសលោះ ដែលជា រយៈពេល ដែលបានបញ្ចប់ ការចរចា ហើយដូច្នោះ ខ្ញុំមិន បានបំពេញ ពិតជា បាន, ទទួលយកបាន ដែលថាពួកគេ បានផ្តល់ឱ្យខ្ញុំ **20** ថ្ងៃ ក្នុងក្រឡា វិន័យ នោះគឺ ពិការ ដោយសារតែវា គឺជាការ នៅទីនោះ ដែលខ្ញុំ បានជួប **Alfredo** ម៉ែត្រ។ នេះ **PSP** បាន អតីត **goe , trickster** គឺ **parochial** បាន រដ្ឋ កាន់ តំណែងជា បែបនេះ ដើម្បីចាប់ផ្តើម មុខងារ ក្នុងម៉ាហ្វីយ៉ា , ជាបុរសដែល ជាការលំបាក ដោយសារតែគាត់ ត្រូវបានគេ មានទម្ងន់ ជាមធ្យម ម្ចាស់ជើងឯក ប្រដាល់ រួចទៅហើយ បានដឹងថាវា បានយ៉ាងល្អ ហើយនោះជា ពេលដែល នៅពេលដែលខ្ញុំ បានធ្លាក់ ក្នុងក្រឡា វិន័យ នេះ មាន ភាគ ដែលមិន ចង់បាន និងការ ដែលអ្នកអាច បានយក ជីវិតរបស់គាត់ , ដូចជាមានប្រវត្តិ ជាមួយនឹង ជនជាតិស្បែកខ្មៅ ដែល បានមក ជួប ទណ្ឌកម្ម វិន័យ គឺ ជាពេលវេលា ត្រែមួយ ខ្ញុំបាន ដឹងរួចទៅហើយ ពីអ្វីដែល បានកើតឡើង ពីការ ទទួលបានជោគជ័យ ហើយបាន និយាយថា ៖ ខ្លាំង ថាខ្ញុំ នឹងមិន **papar** ចំនួន ដូចជា ត្រូវបាន គេវាយដំ ដោយគាត់ , ដោយសារតែ ទិសដៅ នេះគឺ សង្ស័យ , ត្រូវបានធ្វើឡើង ម៉ាហ្វីយ៉ា របស់ ជនជាតិស្បែកខ្មៅ ទាំងអស់ ដែលបាន ធ្លាក់ចុះនៅក្នុង ការផ្តន្ទាទោស និងបាន ប្តេជ្ញាចិត្ត ឬការ ដាក់ទណ្ឌកម្ម មួយចំនួន បានយក ដោយសារតែការ មិនគោរព ឆ្មាំ ឬសេវាកម្មដែល និយោជិត ឬ ទិសដៅ នឹង ចំណាយប្រាក់ ដោយ **Alfredo** ម៉ែត្រ ។ វាបាន អតីត-**psp** អតីត ប៉ូលីស ដឹង ច្រើននៃពួកគេ ហើយខ្ញុំ ដឹងថា គាត់ជា បែបនេះ ទេប៉ុន្តែដើម្បី ប្រកាស ឮ និងនិយាយ ដោយផ្ទាល់ទៅ ក្នុងសមុទ្រ នោះ ឱ្យខ្ញុំ អំពៅ នេះខ្ញុំបាន ធ្លាក់ចុះនៅក្នុង ការដាក់ទណ្ឌកម្ម ខ្ញុំដឹងថា **Alfredo** ម៉ែត្រ។ តើ ឱ្យខ្ញុំ ប៉ុន្តែនោះជា កន្លែងដែល ខ្ញុំបានធ្វើខុស ។ ពួកគេបានព្យាយាម សម្លាប់ខ្ញុំ នៅពេលដែលខ្ញុំ បានដឹកនាំ ក្នុងការ ស្ប៉ា នេះសម្រាប់ ងូត , បរាជ័យ នៅជាមួយលោក ប៉ូលីស ពីរនាក់ បន្ថែមទៀតដើម្បី ការពារ ដែល ទទួលបាន មិនមានអ្វី ប្រឆាំងនឹង ខ្ញុំ។ វាជា ពេលដែលខ្ញុំ បានបង្ហាញពី ឆន្ទៈរបស់ ហេតុផល របស់ខ្ញុំ

សម្រាប់ ការរស់នៅ នេះ ត្រូវបាន inculcated ដោយ បញ្ហា នៃការ parochial មួយ ដោយសារខ្ញុំបាន រស់នៅក្នុង សង្កាត់នេះ។

ដើម បានបាត់បង់ ឪពុកខ្ញុំ , ខ្ញុំបានក្លាយជា មនុស្សពេញវ័យ មុននេះ វាបានមក នឹងត្រូវបាន ផ្ទុះបញ្ចាំងនៅក្នុង ជីវិតដែល បន្ទាប់មកបានយក , មាន ត្រូវបាន បទពិសោធ គឺ អស្ចារ្យនៃ ការនាពេលអនាគត នោះនាង បានធ្លាក់ នៅលើវិធី នៃជីវិត នៃការបង្កើត ហើយនៅពេល ដែលវាគឺជា ការលំបាក ដែលយើង ត្រូវបានទាមទារដើម្បីមាន ការអប់រំ ធ្ងន់ធ្ងរ ដើម ស្ថិតនៅពីក្រោយ អ្វីដែល គ្មាននរណាម្នាក់ ចង់ ធ្វើបាតុកម្ម ដើម្បី ចង់។

នោះហើយជាពេល ដែលខ្ញុំបាន ឆ្លងផុត ដំណាក់កាលនៃការ **marcão** នោះហើយជា ពេលដែលខ្ញុំ ចាប់ផ្តើមដើម្បី ចង់ ហេតុផល ជាច្រើនទៀត បាន ដើម្បីឱ្យមានការ សម្រេចចិត្ត កម្រិត ដៃគូ និងទិស មួយ, ប៉ុន្តែ ខ្ញុំបានដឹង ថានៅក្នុង ពាក់កណ្តាល ដែលត្រូវបានគេ រំលោភ ឃ្នាំមើល សមាសភាពដោយឆ្នាំ និង អ្នកចាត់ការទូទៅ បានទទួល វា ទទួលបានដើម្បី ទទួលបាន និងការ រំលោភ ជា មួយទៀត , ប៉ុន្តែនោះ គឺ គ្មានអ្វី ច្រើនជាង ការ ដូចជា ខ្ញុំ ពេលខ្លះ វាជាបញ្ហា នៃឱកាស មួយដែល ខ្ញុំបានព្យាយាម , ខ្ញុំបាន ព្យាយាមហើយព្យាយាម ឱ្យមាន ព្រលឹងនៃ ពីរទុយហ្គាល់ នេះ ខ្ញុំ ចុះការប្រណាំង ពីរទុយហ្គាល់ ការ ប្រណាំង ក្លាហាន បានបង្កប់ ពិភពលោក មាន តំណពូជ គឺជាកន្លែង។ពេលខ្លះ យើងបានធ្វើឱ្យ សំណួរដូចខាងក្រោម : ហេតុអ្វីបានជា យើង មាន អ្វីដែលយើង មាន, ដែលជាកន្លែងដែល យើងរស់នៅ គឺជា បញ្ហាដែល នាំមកនូវ ការសង្ស័យ ដើម្បីរស់ ប៉ុន្តែយើង ដឹងថាយើង ត្រូវតែ ឈ្នះ គាត់បានរៀបចំអោយ ទៅជា ដូចខ្ញុំ បានទៅ លើវិធី គុក របស់ខ្ញុំ នៅពេលក្រោយ បន្ទាប់ពីការ **marcão** នៃការ ប្រយុទ្ធ ត្រូវបានអម ដោយរូបរាង នៃការផ្តល់សេវា ការឃ្នាំមើល របស់ក្រុម សមាសភាព គេហៅថា ឆ្នាំ គុក ខ្ញុំបានទទួល មនុស្សល្អ, ខ្ញុំបានទទួល អ្វីគ្រប់យ៉ាង នោះទេតែ ដោយស្មោះត្រង់ ពួកគេក៏ គ្រាន់តែចង់ រស់ មិន ចង់ ប៉ះពាល់ដល់ ខ្ញុំហើយ ខ្ញុំចង់ មិនអើពើ , មាន ដើមមិនបាន ដឹងថា អ្នកមិនអាច តែងតែ ឈ្នះ គឺជាកន្លែង មិនពេញចិត្តស្ទើរទាំងអស់ មួយ កន្លែង ដែលជាកន្លែងដែល ជីវិត គ្មានតម្លៃ មួយដែល មាន ចំណាប់អារម្មណ៍ក្នុងការ ឱ្យតម្លៃ អត្ថន័យពិត របស់មនុស្ស ដែលមិនមែនជា ការ បម្រើ នោះទេ។

បម្រើ បម្រើ ទាំងអស់ ដែលគាត់មាន ដើម្បីបម្រើនោះ ខ្ញុំមានការ គោរពប្រតិបត្តិ ខ្ញុំបានដឹងថា នៅក្នុងអំណាច នយោបាយ អំណាច សង្គម អំណាច ឃោរឃៅ នៅទីនោះ គឺតែងតែជា រឿងមួយ ដែលយើង ត្រូវតែ ដឹងអំពីរបៀប ក្នុងការអត់ទោសឱ្យ ។ខ្ញុំ អាចជា វីរបុរស បានសាទរ ដោយ ពួកគេ វិលត្រឡប់មកវិញ មានតម្លៃ របស់ជនជាតិយូដា ដែលត្រូវបាន បណ្តេញចេញ ពីការ ពិតណាស់ , ការ ត្រឡប់មកវិញនៃ ពួកសាសន៍យូដា ជ្រលងភ្នំនោះ បានរកឃើញថា ភាពជាអ្នកដឹកនាំ ផ្ទៃ ដូចគ្នានេះដែរ ដោយសារតែ ពួកគេមាន អ្វីដែលខ្ញុំ មិនចង់ រក បះបោរ ខ្ញុំប្រឆាំងនឹង ហាងធុង ទាំងអស់សម្រាប់ទាំងអស់ ដែលបាន កន្លងផុតទៅ វាត្រូវបានគេ ធ្វើរួច ខ្ញុំបាន រស់នៅ ជាមួយអស់ ដែលខ្ញុំ អាចមាន ដើម្បីធ្វើ ឱ្យមាន ដើម្បីរស់ អ្វីគ្រប់យ៉ាងដែលគាត់ អាចប្រឈមមុខនឹង សត្រូវ នោះគឺ ដោយសារតែ អ្នកមានអំណាច ត្រូវបានគេ ប្រើប្រាស់ ម៉ាស៊ីន ទាំងអស់ ត្រូវបាន គេហៅថា

piranhas ពោលគឺបាន ដើម្បីរស់ ទាំងអស់ នោះមាន ជា ផ្នែកមួយ ការទូត បង្កើតទំនាក់ទំនង នេះ គឺថា យើងមាន គ្រូបង្រៀន មាន ជំនួយការ , ចិត្តវិទូ ជាមួយ គ្រូពេទ្យ និងមេធាវី មួយ ដែលមាន ដល់ពួកយើង ថាប្រសិនបើ មានការ ពិតជា គ្មានអ្វីដែលត្រូវ និយាយ។គ្រាន់តែ រស់នៅ ខណៈពេលនៃ កាលៈទេសៈ ពេលនេះ ត្រូវបាន មនុស្ស ដ៏សាមញ្ញមួយ ដែលមាន មាតិកា នៅនឹងឆន្ទៈ និងខ្ញុំស្រឡាញ់ សេចក្តីស្រឡាញ់

platonic ដែល រំលោភ នៅ ពាក់កណ្តាល ដែលត្រូវបាន ក្នុងករណី បុរសម្នាក់ដែល បាន មាន ការសប្បាយ ទាំងអស់ ក្នុងជីវិត រួចទៅ

ហើយ នេះ, ស្រឡាញ់ស្រ្តីម្នាក់ នៅតែ នៅក្នុងចិត្ត របស់ខ្ញុំនៅក្នុង ព្រលឹង របស់ខ្ញុំនៅក្នុង ជីវិតរបស់ខ្ញុំ គឺជា ចំណងចំណូលចិត្ត យ៉ាងខ្លាំង ដែលជា ទំនាក់ទំនង យូរអង្វែងបំផុត ដែលអាច កើតមាន ដែលត្រូវ បានពង្រីក ។ ដោយក្តីស្រឡាញ់ , សប្បាយ, ជា សេចក្តីស្រឡាញ់ គឺជាតម្រូវ ឱ្យស្រឡា ញ់ នៅនឹងគន្លុះ ដើម្បីរស់ នោះទេ។ របាយការណ៍នេះ គឺជាការត្រឹមត្រូវ ទៅនឹង ស្ថានភាព ចុងក្រោយនៃ ការ ដូចដែល អ្នករាល់គ្នា ស្គាល់ខ្ញុំ ពួកគេ ចង់ ដាក់ខ្ញុំ ក្នុងការ ធ្វើគេស្ត នេះ, ខ្ញុំ បានជួបប្រទះ អ្វីគ្រប់យ៉ាងដែល ត្រូវ ប្រឈមមុខនឹងការ ចាប់តាំងពី សុបិនអាក្រក់ ដ៏អាក្រក់បំផុត ដែល យើងបានដឹង មុនពេល ចូលគេង បានប្រាប់ រឿងរ៉ាវ ដែលមាន ឱពុក និងម្តាយ , ដូច្នោះយើងអាច រស់នៅក្នុង ភាពសុខដុមនិង សុខុមាលភាព ដើម្បី ឈ្នះ សុខុមាលភាព និងអំណាច យើង រក្សា អំណោយទាន នៃតំណពូជ ពី ថ្ងៃដំបូង នៃការ បើទោះបីជា វាត្រូវ ការទាំងអស់ បានស្រូបយកដោយ ទំហំ ដ៏ធំ នេះ គឺធំធេង ប្រសិនបើយើង និយាយអំពី អាពាហ៍ពិពាហ៍ សមភាព នៃការសិទ្ធិ ត្រូវបាន ។ យើងទាំងអស់គ្នា ត្រូវបានគេ ចោទប្រកាន់ពី របស់កកម្ម មួយដែលវា នៅតែបន្តកើតមាន និង បន្តកើនឡើង បន្ត ដើម្បីមើល វា កើនឡើង ដោយមាន រកចកសតវ , ភាពត្រឹមត្រូវនៃ គ្រាដ៏ សកម្មភាព សម្រាប់ ថាខ្ញុំត្រូវមាន ភាពត្រឹមត្រូវ ។ វាគឺជា ការអភិយទោស , ជីវិត បានបន្តទៀត ដូចដែលវា ត្រូវ បានបន្ត និងទទួលបាន មនុស្សដែល មានភាពស្មោះត្រង់ , អ្វីគ្រប់យ៉ាងគឺ ពិត ដ៏អស្ចារ្យមួយ ដែលខ្ញុំបានទទួល មនុស្សដែល មានសមត្ថភាពក្នុងការ អ្វីដែល ត្រូវបាន កំណត់ ទៅជា អ្វីគ្រប់យ៉ាងបាន ទេព្រោះ ខ្ញុំត្រូវបានគេ ធ្វើឡើងដើម្បី រស់នៅ ដូចដែលពួកគេ បាន ទេប៉ុន្តែ ពួកគេចង់ ក្លាយទៅជា ឆ្កាត, វា ពួកគេនៅ ទាំងអស់, ខ្ញុំអាច ដាក់បញ្ចូលគ្នា ឆ្កាត របស់ពួកគេ ដល់ខ្ញុំ ដោយ ប្រាជ្ញា របស់ខ្ញុំ មាន ប្រាជ្ញា , ប៉ុន្តែតែងតែ ចង់ បានច្រើន ជាងខ្ញុំ នោះទេប៉ុន្តែខ្ញុំ conjuguei ឆ្កាត របស់ពួកគេ បានរៀន ទៅលេង ក៏បានដើរ ជាមួយនឹង ចំនេះដឹង របស់ពួកគេ ជាមួយនឹង របស់ខ្ញុំ។ បានបន្ត រស់នៅក្នុង seclusion ដែលពុំទទួលបាន គឺជា ការលំបាក , ភាពស្រស់ស្អាត នោះទេដែលថា ខ្ញុំអាចមើលឃើញ មេត្តាធម៌ ដែលខ្ញុំ បានទៅ គ្មាន អ្នកដឹង ផ្លូវ ដែលមាន ការឈប់សម្រាក មួយ។ ខ្ញុំមិន ចង់ឱ្យ ប៉ះពាល់ដល់ នរណាម្នាក់ គ្រាន់តែចង់ ឱ្យខ្ញុំ រស់នៅ នោះខ្ញុំ បានចូលទៅក្នុង ការប្រយុទ្ធគ្នា នោះគឺ ថេរ ចាប់តាំងពី ពួកគាត់ទាំងអស់គ្នា ដ៏ខ្លាំង ពួកគេត្រូវបាន សត្វទាំងអស់ នោះទេប៉ុន្តែខ្ញុំ ចង់ដឹងថា វា ក៏មិន មាន អ្វីដែល ត្រូវធ្វើជាមួយនឹង ការនៅសល់នៃ រឿង នេះ ដែលនឹងឆ្លងកាត់ ។ ជាការ លំបាកសម្រាប់ ដៃគូ របស់ខ្ញុំ ទាំងអស់របស់ ពួកគេ មិនបាន ជ្រើសរើសយក នរណាម្នាក់ គ្រាន់តែចង់ រក្សា ឋានានុក្រម ពន្ធនាគារ និងបានរក្សាទុក ទាំងអស់ដែល ស្តាប់បង្គាប់ មកខ្ញុំ ដូចដែលខ្ញុំ ចង់បាន នោះទេប៉ុន្តែខ្ញុំ ក៏បាន អនុញ្ញាតឱ្យពួកគេ រស់នៅ បាននៅក្នុង វិធីផ្ទាល់ខ្លួន របស់ខ្ញុំ ខ្ញុំបាន ផ្ទាំ សម្រាប់ ការជក់បារី ហើយពួកគេអាចដើរ បានល្អ, មនុស្សមួយចំនួន យំ ខ្ញុំឱ្យឈប់ បានទេព្រោះ ផ្លូវនោះគឺជា ក្លាហាន ជាវិធី ការលំបាកក្នុងការ ធ្វើការ នៅខាងក្នុង ពន្ធនាគារ នោះ មិនមាន ជម្រើសផ្សេងទៀត , វាគឺជា ការរត់គេចខ្លួន នោះទេ ឈ្នះឬ ស្តាប់។ វា ត្រូវបានធ្វើ ដោយ ការផ្តន្ទាទោស ដែលខ្ញុំ បាននាំ ខ្ញុំអាច បើទោះបីជា ទាំងអស់ នេះបាន រកឃើញ វិធី វិធី ង, ខ្ញុំដឹងថាខ្ញុំ អាចនឹង ចាកចេញ នៅ ពាក់កណ្តាល ការកាត់ទោសនេះ នោះ នឹងដឹង ថាវាក៏ អាចទុក នៅចុងបញ្ចប់ នៃប្រយោគ នេះបាន បញ្ហាស ទាំងអស់, ឬមិន ខ្វល់ដោយសារតែវា គឺជាការ ល្អ , មាន ច្រវាក់ ដែលស្ថិតនៅក្រោម ការបញ្ជា របស់ខ្ញុំ ត្រូវបាន មិត្តរួមក្រុម របស់ខ្ញុំទាំងអស់ នោះហើយជា ពេលដែលខ្ញុំ បាន ប្រមាថ មកខ្ញុំ ដោយ យល់ពី ការ នេះ បានដឹងថាគាត់ មាន សម្ព័ន្ធមិត្ត ។ ខ្ញុំបានទៅ លើផ្លូវ អាក្រក់ នេះ ត្រូវបានគេ បកប្រែជា បែបនេះ ខ្ញុំគិតថា ខ្ញុំអោយ សត្វតោ នោះទេតែ ត្រូវបានគេ ញៀន ហេរ៉ូអ៊ីន ដែលជា រឿង លំបាកក្នុងការ ធ្វើ ដើម្បី ប្រើប្រាស់ ។ ខ្ញុំបាន ចូលទៅក្នុង ការប្រយុទ្ធ នោះ ការប្រយុទ្ធ ដែល មិនមានការ ស្មើ នេះខ្ញុំ បានប្រឈមមុខ ៖ ចៅក្រមនិង គ្រូនិង ជំនួយការ , កង ក្បាល ទទួលប្រយោជន៍ ពេលខ្លះ ជាមួយពួកគេ នោះទេប៉ុន្តែ មានមនុស្ស មិនច្រើន ប៉ុន្តែមិន គ្រប់គ្រាន់ទេ ក្នុងការនិយាយថា គាត់គឺជា ការត្រឹមត្រូវ

សម្រាប់ សំណួរ តាមដាននាំខ្ញុំ មានបញ្ហា មួយ បញ្ហា ដ៏ធំបំផុតនៃ ការ ទាំងអស់ដែល ខ្ញុំមាន ឬ ខ្ញុំមិន ចង់ ឬមិនចង់ នោះគឺ ជាអ្វីគ្រប់យ៉ាង ដែលយើងអាច ប្រាថ្នា គឺជា ការបន្តនៃ ការទាំងអស់ នោះលោក បានរៀន , សូម្បីតែ ល្អប្រសើរជាងមុន , បានរស់នៅ មួយ

ខ្ញុំបានក្លាយជា អ្វីដែល ខ្ញុំមាន មួយ ដែលត្រូវបាន បន្ទាបខ្លួន រួម ដែល ដឹងពីរបៀប ដើម្បីរស់ ខ្ញុំ ចាត់ទុកថាជា ប្រភេទ មួយដែល ដើរ និងមាន ដើម្បីចិញ្ចឹម ខ្ញុំបាន ក្លាយជា សត្វ ពិត មិនដែល បានជួបប្រទះ សង្វាក់ នៅក្នុងវិធី ដូចគ្នានេះដែរ ខ្ញុំបានក្លាយជា ការហេតុអ្វី ដ៏ល្អឥតខ្ចោះ គ្រប់ស្ថានភាពការណ៍ទាំងអស់ ដូចដែល វាគឺជា ការរស់នៅ ហើយពួកគេបាន ដឹងថាខ្ញុំ មានបំណង សម្លាប់ ទៅរស់នៅ ដូចដែល តែងតែ ជ្រើសរើស ប្រភេទ ពិតប្រាកដ មួយដែល បានត្រួតត្រា គ្រប់ស្ថានភាពទាំងអស់ យើងបានសន្យាជាមួយ ខ្លួនខ្ញុំផ្ទាល់ ខ្ញុំនឹង មិនធ្វើ ឱ្យគ្រោះថ្នាក់ ដល់ពួកគេ ប្រសិនបើពួកគេ ធ្វើមិន ឱ្យខ្ញុំធ្វើ អាក្រក់។ ចូរទៅ លើ ខឹង តែងតែ យកចិត្តទុកដាក់ ក្នុងការ ចលនា ទាំងអស់ ឬ មានប្រតិកម្ម , ជា ពួកគេ ដែល ពួកគេមាន ដៃគូ ពិភពលោក ឆ្ពោះទៅរក កម្រិត ការ ទាំងមូល រួមបញ្ចូល ទាំងអស់នៅក្នុង ពិភពនៃ យុត្តិធម៌ សម្រាប់អ្វីទាំងអស់ដែល ខ្ញុំបានបង់ តម្លៃ ការលំបាកក្នុងការ បង់ប្រាក់សម្រាប់ទាំងអស់នេះ ត្រូវបានគេដាក់ ទាំងអស់នៅក្នុង ព្រឹត្តិការណ៍ របស់ខ្ញុំ គ្រប់គ្នា បានស្គាល់ខ្ញុំហើយ ខ្ញុំក៏ បានដឹង ទាំងអស់ គឺ ឥតខ្ចោះនៃ ការប្រកួតនេះ គឺ សហជីព សហជីព របស់អស់អ្នកដែល រស់នៅនិង មាននៅក្នុង ការទំនាក់ទំនង ប្រចាំថ្ងៃជាមួយនឹង ចំនួនប្រជាជន ដោយមិនគិតពី ស្ថានភាពនេះ បាន ខ្លា ដូចដែលវាគឺ មិនអាច អត់ទោស ឱ្យខ្ញុំ ពិតជា ភ័យខ្លាច ពួកគេ ត្រូវបានគេ គោរព ខ្ញុំវា មិនមែនជា អ្វីដែល ធ្វើយើង កំពុងនិយាយអំពី គុក មួយ ដែលយើងកំពុង និយាយអំពីការ ជាច្រើន , រួមបញ្ចូលទាំង តម្លៃ ថាគឺជា ការលំបាកក្នុងការ ទទួលបានជ័យជម្នះ មួយ សេរីភាពទេសចរៈត្រាតែ យើងមិន ត្រូវទៅ តាមរយៈ ស្ថានភាព លំបាកបំផុតនៃ **viciações** ជីវិត ទម្លាប់ ដែល អាចនាំមកនូវ ការបំផ្លើស នៅពេលដែលយើង និយាយអំពី អតិថិជន សត្វ ផ្ទុះ **consumerist** ដូច បានក្លាយជា សត្វ ទម្រង់លេង បាន **autointitulei** សត្វគោ មកខ្ញុំ បានប្រយុទ្ធ សត្វ ស្មើខ្ញុំជាមួយនឹង ប្រាថ្នា កាន់តែច្រើន ការលំបាក នោះទេប៉ុន្តែខ្ញុំ មិនអាច អត់ទោសឱ្យ ។

គាត់បានដឹងថា វាមាន កុមារជាច្រើន របស់ ម្តាយ និងបទពិសោធន៍ ជីវិត បាន ខុសគ្នា មួយចំនួន ត្រូវបាន កូនចៅរបស់ មនុស្សល្អ និងអ្នកផ្សេងទៀត ត្រូវបាន កូនរបស់ ប្រជាជនក្រីក្រ ដែលជា ទាំងអស់នេះ ខ្ញុំបាន បញ្ជាក់ពី វត្តមាន នៃសង្គម ទាំងអស់ដែល មានផ្តល់ជូន , អនុញ្ញាតឱ្យ ដើរស្ថានភាពស្រដៀងគ្នា ធ្វើអ្វី មួយជាមួយរាល់ ត្រូវការ សុខុមាលភាព យើងរស់នៅ ក្នុងសង្គម ដែលជាកន្លែងដែល អ្នករាល់គ្នា ចង់ ល្អមួយ , នៅឡើយទេ វាជា ភាពស្រស់ស្អាតនៃ យើញ ជិត , បន្ទាប់ , ប្រសិនបើអ្នកបាន មកដោយ សិទ្ធិ, ខ្ញុំនឹង ទទួលបានអ្នក ផងដែរ ប្រសិនបើអ្នកបាន មកដោយ ការអាក្រក់ , ការអាក្រក់ ដែលអ្នកទទួលបាន ហើយអ្នក នឹងទទួលបាន ជាមួយនឹង អ្វីគ្រប់យ៉ាងដែល បានមកពី អំពើអាក្រក់ របស់ខ្ញុំទាំងអស់ ឱ្យមាន នោះទេប៉ុន្តែខ្ញុំ ក៏ដឹងដែរថា ខ្ញុំត្រូវ ដើរ ខ្ញុំមិនអាច ត្រូវបានដូច្នោះ ជាការលំបាក , ពួកគេ គឺមានច្រើន ជាការ របស់ ម្តាយ ខ្ញុំក៏ត្រូវ គោរព , បានដាក់ពង្រាយ ក្បួន សម្រាប់មនុស្សគ្រប់រូប គឺផងដែរ ដោយដឹងថា ឧក្រិដ្ឋកម្ម ដែល នៅតែបន្តកើតមាន និងតម្រូវការ គឺជាការ ដ៏អស្ចារ្យ, ខ្ញុំបាន ធ្លាក់ចូលទៅក្នុង ព្រឹត្តិការណ៍ នេះខ្ញុំ បានក្លាយជា អ្នកញៀន ថ្មី ដែលគេហៅថា ជាអ្នកដែល ស្អប់ ទាំងអស់នោះទេប៉ុន្តែ មានតម្លៃ និងត្រូវបាន ទទួលស្គាល់ជា គ្មាននរណាម្នាក់ គ្មាននរណាម្នាក់ នឹង នឹកខ្ញុំ គោរព ឯករាជ្យភាពទន់ខ្សោយ នោះ គាត់មានអារម្មណ៍ថា នៅពេលនោះ។ ពួ

ករណីទាំងអស់ អបអរ និងគោរព ខ្ញុំថា ចង់បាន កាន់តែច្រើន ពីខ្ញុំ នឹង ត្រូវតែមានការ ឧទាហរណ៍ ដែល នឹង ត្រូវតែមានការ Kinder ច្រើន ទន់ភ្លន់និង ស្រណាញ់ ។

ខ្ញុំបានបង់ ថ្លៃ ដែលមិន បង្ហាញពួកគេ នូវអ្វីដែល ពួកគេចង់ ឃើញខ្ញុំ នេះ ខ្ញុំមានការ លំបាកណាស់ , ខ្ញុំជា លើកដំបូង ខ្ញុំមាន ទាំងអស់នៅក្នុង ការពេញចិត្តនៃ ការសម្រេចចិត្ត របស់ខ្ញុំ អាចនឹង មានការ កើនឡើង កាន់តែច្រើន សូម្បីតែ អាច ទទួលបានអត្ថប្រយោជន៍ ពីការ បន្ថែមទៀតនៅក្នុង អ្វីគ្រប់យ៉ាង, ដូចជា ខ្ញុំ, **chegavam-** ឱ្យខ្ញុំដើម្បីរាប់ ដើម្បី ក្តីសុបិន្ត របស់មនុស្សម្នាក់ ទេតែ ខ្ញុំបានក្លាយជា សត្វសាហាវ មួយនិង ចង់ ឱ្យមានវាគឺជា ស្ថានភាពមួយដែល ស្ថិតនៅក្រោមការ រស់នៅ , ឯករាជ្យ , ឯកោ នោះ មាន ស្ត្រី មានការ ផ្សព្វផ្សាយ ផងដែរជាមួយ សេចក្តីស្រឡាញ់ ទាំងអស់ **platonc** , ស្រឡាញ់គេ , ស្រឡាញ់ ពួកគេ។

វាជា ទាំងអស់អំពី ការរស់នៅក្នុង ពេលនេះ ខ្ញុំមាន សេចក្តីស្រឡាញ់ **platonc** ដ៏អស្ចារ្យនិង គណ្ណា ទៅចំណុច នៃការទំនាក់ទំនង ផងដែរ , ប៉ុន្តែខ្ញុំ បានជៀសវាង តែងតែ បំផ្លាញជីវិត របស់នរណាម្នាក់ សម្រាប់ខ្ញុំក្នុងការ ទទួលបាន អារម្មណ៍រីករាយ ដ៏ស្រស់ស្អាត ខ្ញុំបានរកឃើញ ពី តម្រូវការ នោះ ដែលខ្ញុំត្រូវបាន ជាប់គាំង , ធ្វើ មិនបាននឹង បំផ្លាញជីវិត របស់នរណាម្នាក់ ប្រសិនបើមិន បានលេខមួយស្ទួន អណ្តូងដី ។សេចក្តីស្រឡាញ់ បានបន្តទៀត ថាខ្ញុំ បានបន្ត ឱ្យស្រឡាញ់ តែ គាត់អាច នឹងមាន បាន ទាំងអស់ដែល ជាកម្មសិទ្ធិរបស់ សេចក្តីស្រឡាញ់ របស់ខ្ញុំ ដោយសារតែ ពួកគេបាន ស្រឡាញ់ខ្ញុំ គោរព ឱ្យខ្ញុំ ដោយស្មោះ ខ្ញុំមិន បានរស់នៅ បានល្អ ត្រូវបានចាប់ខ្លួន គាត់បានដឹង ថាគាត់មាន ដើម្បីប្រយុទ្ធប្រឆាំង ដើម្បីឈ្នះ អ្វីគ្រប់យ៉ាងខ្ញុំបាន បាត់បង់ សេរីភាព ប៉ុន្តែនេះជា ពេលដែលខ្ញុំ បានដឹង មិនបាន បញ្ឈប់, ទិសដៅ , កម្មករ , អប់រំ ឆ្នាំ ចង់ឱ្យខ្ញុំ ដើម្បីទប់ស្កាត់ នឹង បានយល់ នោះទេប៉ុន្តែខ្ញុំ ក៏បាន បញ្ឈប់ការ , បញ្ឈប់ អ្វីគ្រប់យ៉ាង, លួច , ការ ប្រើប្រាស់ , ការ **disgrace** ដ៏ វិតរបស់ មួយផ្សេងទៀត នោះទេប៉ុន្តែខ្ញុំ តែងតែ ល្អ , មិនដែល ធ្វើបាប មិន **spanked** នរណាម្នាក់ តើគាត់មាន ហេតុផល ក្នុងការធ្វើ ដូច្នោះ ហើយគ្មាន សូម្បីតែប្រសិនបើ គាត់មាន នឹងពិបាក សម្រាប់ខ្ញុំក្នុងការ ធ្វើ សម្រាប់ មនុស្សជាតិ ដោយខ្លួនវា តែងតែ បានយក ទៅក្នុងគណនី របស់ តម្លៃ សីលធម៌ ដែលជាតម្លៃ នៃកន្លែងកើតហេតុ គ្នា ព្រោះខ្ញុំ ក៏ កំពុង តែមាន នោះទេប៉ុន្តែពួកគេ បានដឹងថាពួកគេ នឹងមាន សត្វ ដ៏ធំបំផុត ដែលមិនធ្លាប់ បានរកឃើញ នោះទេតែ វាជាការ កំណត់ សម្រាប់ខ្ញុំ ដោយសារតែខ្ញុំ ចង់ឱ្យវា , ខ្ញុំ បានចាកចេញពី ពួកគេនៅក្នុង ការស្មានទុកជាមុន , ការភ័យខ្លាចនៃ ពួកគេ ទៅមកបាត់បង់ ។វាត្រូវបានគេ ចាំបាច់ ទាំងអស់ គឺ ជា ការចាំបាច់ក្នុងការ បង្កើនការ ប្រើប្រាស់ និងការ គ្របដណ្តប់ នៅដើម បានដឹង សូម្បីតែមុនពេល ចូលទៅក្នុង គុក នោះ ត្រូវបានគេ ម៉ោង លំបាក ថ្ងៃ ដែលមិនដែល បានអនុម័ត ឆ្នាំ ដែលខ្ញុំ បាន ជួប ដោយសារតែ គាត់បាន ស្នាត់ជំនាញ បញ្ហានេះស្ថានភាពនេះ ត្រូវបានគេ ចូលមក ក្រោយ ខ្ញុំបានមក ដើម្បីលេង នោះទេប៉ុន្តែ ជាជ្រៀងកំប្លែង នេះគឺ ខ្ញុំ ធ្វើ មុខ ។ដោយសារតែ ស្នា នេះ ដើម្បីលេង , ការលេង នេះគឺ **pussy** របស់ សត្វស្វា នេះ ទៅម្តាយ របស់ខាងខ្ញុំ ត្រូវបានស្តាប់ កំប្លែងមួយ ព្រោះខ្ញុំ បានដឹងថា ម្ចាស់ ។វាជា ថ្ងៃមួយនៃ ការធ្វើលំហាត់ប្រាណ នោះ ចង់ បណ្តុះបណ្តាល បន្តិច ហើយខ្ញុំ បានស្នើ ឱ្យគាត់មក រថភ្លើង ជា មួយខ្ញុំ គឺជា គូលេខ ខ្សោយ គឺគ្រាន់តែ សម្រាប់ការសប្បាយ , **squeezed** ក របស់គាត់គាត់ បានបាត់បង់ ស្មារតី នោះទេប៉ុន្តែ នៅ ពេល ដែល ខ្ញុំមានអារម្មណ៍ថា តឹង មួយនៅក្នុង ខ្ញុំទេចង់ធ្វើ ដូចដែល ត្រូវ បានបង្ហាញ , លេង , មើលគាត់ បានក្រោកឡើងហើយ គាត់បានដើរ ជាមួយខ្ញុំ ដែលខ្ញុំបានប្រាប់ គាត់ថាគឺ វាជាការ មិនអីទេ មាន ចម្លើយ នៅហោងឆេង នោះទេ ប៉ុន្តែនៅពេលដែល ខ្ញុំមើល ខ្ញុំបានទទួល អារម្មណ៍ ថា

ពិតជា មានអ្វីមួយដែល កន្លងមក គាត់បានបាត់បង់ ស្មារតី។វាជា លើសពី ទំនុកចិត្ត ជា មិនបានដឹងថា កម្លាំង របស់ខ្ញុំ ហើយមាន នរក ដែល មានការ ចាប់ផ្តើម , ខ្ញុំ បានប្រាកដឡើងហើយ បានសម្លឹងទៅ គាត់ហើយគាត់ បាននិយាយទៅ គាត់ថា :

- តើអ្នក មិនអីទេ ? អ្នក ចាកចេញពីខ្ញុំ ព្រួយបារម្ភ។

តែងតែ បង្ហាញគាត់ ក្តីមេត្តាករុណាចំពោះ ពេលនេះ មិនមែន មានន័យ ឈឺចាប់ ខ្ញុំបានមើល វា ចង់ បង្ហាញ ការអាក្រក់ ទាំងអស់នោះ លោកបាន យល់ លុះបណ្តាល នេះត្រូវបានគេ បំផ្លើស នៅលើផ្នែកមួយ របស់ខ្ញុំ ដែលគាត់ បានបញ្ចប់ ការសម្លាប់ ខ្លួនឯង គឺជា ក្តីសង្ឃឹម នៃការ ទាំងអស់នៅ ក្នុង មួយ ថ្ងៃជ្រលងភ្នំ សាសន៍យូដា ។

ខ្ញុំត្រូវបានគេ សង្ឃឹមថា ពួកសាសន៍យូដា នៅក្នុងជ្រលងភ្នំ នេះនឹង រស់នៅ គឺជា ភាពសប្បាយរីករាយ សាមញ្ញមួយ សម្រាប់ខ្ញុំ គឺថា វាគឺជា ការអនុវត្តន៍ ដែល ខ្ញុំមិន ត្រូវបានរៀបចំ កម្លាំង របស់ខ្ញុំគឺ នៅកម្ពស់ របស់ខ្លួន គ្របដណ្តប់ មួយ ដោយសារតែគាត់ បានដឹងថា ម្ចាស់ នោះទេប៉ុន្តែជា នៅក្នុងជីវិត មានតម្លៃរបស់ខ្លួន , ខ្ញុំបាន បង់ថ្លៃ ខ្ពស់ សម្រាប់បុរសម្នាក់ ផ្សេងទៀតនៅក្នុង ខ្សែសង្វាក់ នេះ ជាប់នឹង 5/6 នៃការកាត់ទោស នេះ គឺថា អ្នកទោស ណាមួយ ចាប់តាំងពី ការផ្តន្ទាទោស ជាង ប្រាំមួយ ឆ្នាំមក អាចធ្វើឱ្យ ការប្រើប្រាស់ 5/6 គឺជា ច្បាប់ មួយ។

ប៉ុន្តែយើងត្រូវតែ ពាក់កណ្តាល នៃការពិន័យ នេះ មួយ 2/3 និងខាងក្រោម ខាងក្រោម 5/6 នេះ។ខ្ញុំបានទៅ ចេញនៅលើ 5/6 កម្មវិធី ទាំងអស់ ត្រូវបានគេ ធ្វើសម្រាប់ ជីវិតប្រតិ របស់ខ្ញុំនៅក្នុង ជីវិតរបស់ seclusion ដែលព័ទ្ធជុំវិញ , ដោះស្រាយជាមួយនឹង មនុស្សល្អ , មនុស្ស ដែល ខ្ញុំបាន ចែក ជាផ្នែកមួយនៃ ភាពជាអ្នកដឹកនាំ , មនុស្ស រហូតដល់ខ្ញុំ អាច ស្រឡាញ់ ប្រសិនបើពួកគេ ចង់ទៅ , បន្ទាប់ ពីការ រថ្នាំជក់ និងមិន ចំណាយពេល នៅទីនោះ មានអារម្មណ៍ថា ជា ការស្តាប់ ដំណឹង សម្រាប់ប្រជាជន ទាំងនេះទៅពួកគេជា មនុស្សដែល បានប្រាប់ខ្ញុំ អ្វីសោះ មានតែ ការដឹកនាំ ដោយឡែក វា បានដើរ តួនាទី ។មាន អនុ ខ្ញុំជា ទីស្រឡាញ់ គឺ ត្រូវបាន ស្ត្រីដំបូងដែល មាន បញ្ហាប្រឈម របស់ខ្ញុំ ខ្ញុំបាន ស្មោះត្រង់ , ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា នោះគឺជា ការខុសឆ្គង នោះគឺថា នាងបាន បដិសេធមិនព្រម ខ្ញុំ ការសាកល្បង លើកទី 10 ឆ្នាំនៅក្នុងគុក ។នាងមិន ពេញចិត្តក្នុងការស្តាប់ ខ្ញុំហើយ ទាមទារ ការប្រើប្រាស់ របស់ខ្ញុំបាន សាកល្បង ថ្នាំនេះ នោះទេប៉ុន្តែវា គឺជាការ ដឹងឆ្លាត ផងដែរ រដើម្បីឱ្យ ដឹងថា វានឹង ស្ទាក់នៅ របៀបនោះ ខ្ញុំ បៀវត្តន៍ បន្ទាប់ពី បានទទួល សំណើ មួយដែលខ្ញុំ បានធ្វើ ក្នុងការវិនិច្ឆ័យ គ្រូពេទ្យ ។នាងបាន ផ្តល់ឱ្យខ្ញុំ បួនថ្ងៃនៃ ការសាកល្បង នៅលើលក្ខខណ្ឌ ដែលនឹងត្រូវ បានឮ ដោយ ក្បាល ហើយពួកគេ បានបញ្ជាឱ្យ ឡើង ចៅក្រម ដុក ផ្តល់ ឱ្យគាត់ ចំនួនបួន ថ្ងៃនៃការ មិនខាន ការផ្តល់ ពង្រីក ដែលបានផ្តល់ ទៅឱ្យ ការធ្វើតេស្ត ពិនិត្យ គ្រឿងញៀន ឧទាហរណ៍សមយុទ្ធ នោះពួកគេ តែងតែ ហើយខ្ញុំ ក៏បាន មើលស្រាល ជាច្រើនដង ប៉ុន្តែតែងតែ គោរព គាត់ព្រោះគាត់ សមនឹងទទួល ការគោរព របស់ខ្ញុំ។ពួកគេត្រូវបាន មនុស្ស ដែល បានដើរ តួនាទី ដ៏ល្អបំផុត របស់គាត់ នោះទេប៉ុន្តែវា បានកើតឡើង , ការធ្វើតេស្ត នេះត្រូវបានគេ ដែលបានផ្តល់ឱ្យ ជាវិជ្ជមាន ទៅនឹង ការញៀនអាហ្ស៊ីន ពោលគឺ ហេរ៉ូអ៊ីន , ថ្នាំញៀន , ការប្រើប្រាស់ hashish , ប៉ុន្តែខ្ញុំ បានលេង ដើម្បីផលប្រយោជន៍ របស់ខ្ញុំនៅពេល ដែលខ្ញុំបាន ជាប់ គាំង កម្មវិធី របស់ខ្ញុំ ទាំងអស់ដែល ខ្ញុំបាន ប្រកែក បាន ឆ្លឹងផ្តល់ដោយសារតែវា ត្រូវបានគេ ប្រើប្រាស់ បានស្នើសុំ ថ្នាំ គ្រូពេទ្យ របស់ខ្ញុំ ANA ច ។ , ដោយសារតែវា ស្ថិតនៅក្រោម ឬនៅលើ កំពូលនៃ កិច្ចពិភាក្សា ក្តៅគគុក ដែលបាន ស្វែងរកជំនួយ របស់លោក សម្រាប់អ្វីគ្រប់យ៉ាង នៅក្នុងអ្វីដែល នាងបាន ជួយខ្ញុំ , ខ្ញុំ បានសួរគាត់ថា ថ្នាំ ដែលហៅថា Tramal គឺជាពេលវេលា នៅពេលដែលខ្ញុំ មានអារម្មណ៍ថា

ខ្ញុំ មាន សម្ព័ន្ធចិត្ត លោកបណ្ឌិត ANA ច នេះ។ ឬ Tramal បានចោទប្រកាន់ អាវ៉ាន នៅក្នុងកាលៈទេសៈ នៃទម្រង់ នេះ , នេះគឺជា ស្ថានភាពដែល វានឹងត្រូវបាន ស្អាត។ បានចោទ អាវ៉ាន ក្នុង ការធ្វើតេស្ត ពិនិត្យ គ្រឿងញៀន នោះជាពេលដែល conjuguei 2 + + 2 ពោលគឺ ជម្រះនៃ ការពិនិត្យ គ្រឿងញៀន តាមរយៈការ វេជ្ជបណ្ឌិត របស់ខ្ញុំ បានជួយ ខ្ញុំ, បានចំណាយ ឯកសារ ពាក្យបណ្តឹង ទៅនឹងសំណួរនេះ , បញ្ចាំង នៃថ្នាំ ដែលជាខ្ញុំ បានប្តឹងសាទុក្ខ ប្រឆាំងនឹងសេចក្តីសម្រេច ដែលបាន ធ្វើឱ្យ សិទ្ធិរបស់ខ្ញុំគឺ ដើម្បីដាក់ ខ្ញុំបាន ដាក់ទៅ ហើយខ្ញុំ បានអនុវត្ត សម្រាប់ អតិបរមា លោកបណ្ឌិត ចៅក្រម នៃ តុលាការ ផ្តន្ទាទោស វត្ត នេះ គឺជា កម្រិត ខ្ពស់បំផុតសម្រាប់ អ្នកទោស ដែលត្រូវបានធ្វើ ដោយឥតគិតថ្លៃ ជាមួយនឹង អត្ថប្រយោជន៍នៃ ការប្រើពាក់កណ្តាល នៃបិច 2/3 នេះ ត្រូវបានគេ បង្កើត មានការ ប្រយុទ្ធគ្នា ជាមួយ ឆ្នាំ គុក រាងកាយ បង្ករបួសស្នាម មួយ គឺមិន ដោយសារតែខ្ញុំ ចង់ទៅ នោះគាត់ បានស្វែងរក កិត្តិសាម របស់ខ្ញុំគឺ នៅក្នុងបរិយាកាស ដ៏អស្ចារ្យ ពេញលេញ ពន្ធនាគារ មួយ, គោរព នោះទេប៉ុន្តែ បានកសាងឡើង បញ្ហានេះ ផងដែរ, ការគោរពដោយការ គោរព ដឹងថា លោកមិនអាច លេង ប្រឆាំងនឹង ប្រព័ន្ធប្រព័ន្ធនេះ រៀល នៅក្នុងខ្លួនវា ដោយសារតែមាន ត្រូវតែមាន ក្នុងសង្គម , អ្វីគ្រប់យ៉ាង ដែលយើង អាចចង់ សុខុមាលភាព , ការសម្រេចចិត្ត មានភាពខុសគ្នា , ខ្ញុំមាន អ្វីគ្រប់យ៉ាង, អ្វីគ្រប់យ៉ាង នៅក្នុងអំណាច របស់យើង ដើម្បីទទួលបានផលប្រយោជន៍ ពីការ កណ្តាលនៃ បិច 2/3 ដូច នេះកិត្តិសាម របស់ខ្ញុំគឺ ធំទូលាយ ក្នុងចំណោម ទាហាន និងក្នុងចំណោម ដែក្នុង នោះមាន អ្នកយាម ដែលខ្ញុំ ក៏ចង់ ប្រកួតប្រជែង និងការទាំងអស់ កម្រិត ផ្លូវចិត្ត នោះ រាងកាយនិង អ្វីផ្សេងទៀត ដែលអ្នក អាចគិត បាន ដោយសារតែខ្ញុំ ដឹងថាអ្វីដែល អាចកើតឡើង នៅក្នុងស្ថានភាព ដែល បាន អនុវត្តតាម , ត្រូវបានគេ ហៅថាការសម្តែង សម្រាប់ ពាក់កណ្តាល បិច 2/3 និង 5/6 ផងដែរ, កម្មវិធី នេះត្រូវបានគេ ដែលមានមូលដ្ឋានលើ អនាម័យ នៃរបាយការណ៍ របស់ខ្ញុំ ការដោះស្រាយ បញ្ហានៃការ បញ្ចាំង សម្រាប់ ថ្នាំញៀន នេះ ! កម្មវិធីនេះ បានប្រាប់ ចៅក្រម ថា គ្រូពេទ្យ បាន ចោទប្រកាន់ វិភាគ Chamon ឬ hashish នោះទេប៉ុន្តែ ដូចខ្ញុំ ជា សង្គម មិនដែល បានរស់នៅក្នុង ការការពារ នៅក្នុង ខ្សែសង្វាក់ ពោលគឺ មាន ពាក់ព័ន្ធនឹងការ នៅសល់ ឱ្យខ្ញុំ នៃប្រជាជន ពន្ធនាគារ និងបាន ប្រាប់ ចៅក្រម ថា លោកបណ្ឌិតខ្ញុំមិន បរិភោគ អ្វីនោះទេ នៅពេលនោះ មានតែ បណ្តាលឱ្យ សញ្ញា ដូច្នោះ វាគឺជា ទ្វារដ៏ខ្ពស់ ប្រសិនបើ ខ្ញុំបានតាម ជាមួយមនុស្ស ដែលទទួលបាន និងរស់នៅ - Mos ក្នុងចន្លោះ បង្គាប់ ម្នាក់វាជាការ ធម្មតាក្នុងការ ចោទប្រកាន់ hashish ចាប់តាំងពីខ្ញុំ បានហ៊ុត នៅក្នុងខ្យល់។ ខ្ញុំបាន ពន្យារពេល ការសម្រេចចិត្ត ការសាកល្បង នេះ សម្រាប់វា គឺ នៅលើពេលវេលា បុណ្យណូអែល និងជា វេជ្ជបណ្ឌិត ចៅក្រម នឹង ចេញទៅ ពីរសប្តាហ៍ នោះគឺ វិស្វកម្មកាល បុណ្យណូអែល នោះទេប៉ុន្តែ នាងបាន ធ្វើឱ្យខ្ញុំ ហេតុផល នេះហើយ ធ្វើឱ្យខ្ញុំ នេះ មិនខាន ជិតពីរ ខែហើយពាក់កណ្តាល , វាគឺជា ពេលវេលាដ៏យូរ នៃការ មានបញ្ហា ដោយសារតែ មហិច្ឆតា ចេញ មិនទៀង ទេពីព្រោះ ខ្ញុំនៅ ជាច្រើនឆ្នាំមក នេះ ដប់ឆ្នាំប៉ុន្តែការ ចេញទៅ ហើយ បានដាក់ឡើង ជាមួយនឹងខ្ញុំ បានយ៉ាងល្អ រហូតដល់ថ្ងៃ នេះបាន ចាកចេញពី ក្រីក្រ ឱ្យខ្ញុំ បួនថ្ងៃ នៃទិន្នផល ក្រីក្រ យូរ សម្រាប់ការដែល លោកបាន បំពេញ ដោយជោគជ័យ។ ប៉ុន្តែវា នឹងក្លាយជា បញ្ហា ពិបាក ចំពោះខ្ញុំ វានឹង ត្រូវតែមានការ គោរព ច្រើនជាង និងមិន មានបញ្ហា នោះទេតែ ឆាប់តាមដែលខ្ញុំ បានបញ្ចូល បន្ទាប់ពី ពីរខែ បន្ទាប់ពីលោកបាន វិវាយ យ មិនខាន នោះ នឹងមាន មនុស្សម្នាក់ដែល ខ្ញុំចង់ ធ្វើឱ្យជីវិត ហើយវា កើតឡើង។ ខ្ញុំបាន ចូលរួមនៅក្នុង ការប្រកួត ដែលក្នុងនោះ ក្មេងប្រុសនេះ ទទួលបាន បន្តិច បានព្យាបាល ដំណើរ មួយប៉ុន្តែ គាត់មាន សំណាង ក្លាយទៅជា បុគ្គល , ជា បុគ្គល មួយដែលមាន ល្អិត មនុស្ស នោះ ត្រូវបានគេ បិទនៅក្នុង កោសិកា លំដាប់ នៃការស្ទង់មតិ នេះគឺ ថាយើង បានឮ , ខ្ញុំ បានផ្ញើរកាត់ ក្រដាស ដើម្បី សុំទោសចំពោះ វាមិន

entalasse ខ្ញុំ មាន តម្រូវការ ទេ។បាន ឮ, ដែលឮ ចៅហ្វាយ យើង ជា អ្នកគង្វាល អាណ្តីម៉ង់ រហ័សនាម គាត់ថា ដំបូង គាត់ ដោយសារតែគាត់ បាននិយាយថាវា មិនអាច ត្រូវបាន មិនអាច ត្រូវបាន កំប្លែងមួយ មិនចង់ឮ ក្មេងប្រុស នោះ ដោយសារតែលោក បានព្យាយាម ដើម្បីផ្តល់ឱ្យ ខ្ញុំជាមួយនឹងកំបិត។បន្ទាប់មក វាអាច ទទួលយក កំណែរបស់ ក្មេងប្រុស នេះនិង បានហៅខ្ញុំ ហើយខ្ញុំបានប្រាប់ គាត់ថា កំណែ ដូចគ្នា នេះដែរ ដែលជា ការសាកល្បង មួយ ដែលអាច លេងហ្គេម បានបញ្ចប់ យ៉ាងអាក្រក់ មួយដែល លោកមិនបាន ទទួលយក យ៉ាងខ្លាំងផងដែរ កំណែ ដែលខ្ញុំបាន ប្រាប់គាត់ពោលគឺ ថាលោកជា ឆ្នាំ មួយសន្ទុះ មាន រយៈពេលជាច្រើនឆ្នាំ នៃការបម្រើនិង ដោះស្រាយជាមួយ "

casdatrolas " ពោលគឺ ជាឈ្មោះ ដែលបានផ្តល់ឱ្យ ទៅ អ្នកដែលមាន ជាច្រើនឆ្នាំមកហើយ ក្នុងពន្ធនាគារ រួចទៅហើយ គ្មានអ្វី ដែលបានកើតឡើង ចំពោះខ្ញុំ ហើយក៏មិនស្គាល់ខ្ញុំ ហើយក៏មិន ទៅក្មេងប្រុសម្នាក់ បានយក ពួកយើង ចេញពី ការដាក់ទណ្ឌកម្ម នេះ។

ចូរទៅ លើ ជីវិតធម្មតា , ខ្ញុំ បានចាប់ផ្តើម ដើម្បីជៀសវាងបញ្ហា បន្ថែមទៀត , ខ្ញុំអាច រីករាយនឹង ចេញ មិនខាន ច្រើនជាង បួននាក់ ជោគជ័យ និងមានការ ក្រោកឡើង ជាថ្មីម្តងទៀត នៅខែមីនា ឆ្នាំ 2007 បានបាត់ខ្លួន ខ្ញុំឱ្យ 11 ថ្ងៃ ដើម្បីអាច រីករាយនឹង ការសាកល្បង មួយផ្សេងទៀត នៅខែ នៃឆាតុ មេសាខ្ញុំបាន ច្រឡំ មនុស្សម្នាក់ដែលមាន ថ្នាំញៀន ២ មួយ បានផ្តល់ឱ្យគាត់ បូមខ្យល់ ជំនួសឱ្យ វត្ថុ ពិតប្រាកដ នោះគាត់ បានចូលមកដល់ បន្ទុក នេះខ្ញុំ មិនអាច នោះទេប៉ុន្តែ មានចាក់ នឹងត្រូវបាន អនុញ្ញាត ពេលនេះ ត្រូវបានគេ ព្រមាន រួចទៅហើយ , ខ្ញុំ បានកំណត់ ខ្លួនឯង ដើម្បីការពារ និងអីដែល ទទួលបាន នៅទីនោះ។

ប៉ុន្តែជា បញ្ហាមួយ មិនដែល បានមក តែម្នាក់ឯង, ខ្ញុំនឹក វា កើតឡើងនៅក្នុង មក ហេតុផលនេះវា ត្រូវបានប្រារព្ធឡើង ថាវា មិនអាច ត្រូវបាន បង្ហាញឡើង ជាថ្មីម្តងទៀត Riga មួយប៉ុន្តែ ពេលនេះមាន មកខ្ញុំ នឹង ទទួលបាននៅឆ្ងាយ ខ្ញុំនឹង កាត់បន្ថយ ជនក្រីក្រ និងជាអ្វីដែលបានកើតឡើង ។ខ្ញុំបានហៅ បុរសម្នាក់ ទៅក្រឡា របស់ខ្ញុំ ក្នុងការទទួលយក ព័ត៌មាន ទេព្រោះ បុរសម្នាក់ នេះក៏ មិនចូលចិត្ត វិធីរបស់ខ្ញុំ នៃការ ហើយបាន ស្ងៀមចូលកាន់តំណែង បុរសម្នាក់ដែល បានប្រទាន ព័ត៌មានដែល ខ្ញុំ បាន ឆ្លុត Adan ដែលជា អ្នកចម្បាំង ពិត គាត់ក៏ បានរីករាយ ក្រីក្រ ដូចខ្ញុំ បាន អ្នកស្ងៀមចូលកាន់តំណែង ដោយ ក្មួយប្រុស របស់ខ្ញុំ ខ្ញុំនឹងមិន ធ្វើអ្វីបានទេ , ដែលគ្រាន់តែ ចង់ដឹង ឈ្មោះ បានទទួល សម្រាប់ ថ្ងៃទាំងមូល នៅលើ ការសន្យាថា គ្មានអ្វី នឹងធ្វើ នោះ ត្រូវបានគេ ស្នើតែដល់ ពេលវេលានៃការ បញ្ចប់ នៃកោសិកា ដែលគេហៅថា បុរសម្នាក់ ទៅក្រឡា របស់ខ្ញុំ ខ្ញុំបានសួរគាត់ ទៅកាន់មូលហេតុដែលគាត់ ដើរ និយាយពី អ្វីមួយ ដែល លោកមិនបានឃើញ លោកបាន បដិសេធថាមិនបាន ខ្ញុំដឹងថា

Nuno ឆ្លុត មិនដែល នឹង ខ្ញុំ កុហក នៅក្នុងស្ថានភាពនេះ , គឺជា បុរសដែល តែងតែ គោរព ដោយសារតែគាត់ ជា អ្នកចម្បាំង ពិត មានអារម្មណ៍ ខឹង របស់គាត់ ឱ្យខ្ញុំការបដិសេធ និងការ refute Nuno នេះ។កូដកម្ម ហើយវាគឺ នៅពេលដែល យាម មកចូលទៅក្នុង កោសិកា របស់ខ្ញុំហើយ មើលឃើញ បុរសម្នាក់ ស្តាប់ នៅលើ ដី កណ្តាប់ដៃ ដែល desferi គាត់ ប៉ុន្តែ យាម ឃើញ អ្វីសោះ មានតែ ឃើញបុរស ធ្លាក់ចុះ មិនអាច និយាយអ្វី ដោយមិន បានឃើញ នោះទេប៉ុន្តែនេះបុគ្គល គឺ snitch មួយ នោះហើយជាអ្វី ដែលនឹង ឱ្យស្មុគស្មាញដល់ ស្ថានភាព របស់ខ្ញុំ នោះទេប៉ុន្តែ សូម្បីតែ បន្ទាប់មក ខ្ញុំបានដឹងថា វាមាន នឹង បាត់ទៅ ជាមួយនឹងខ្ញុំ យ៉ាងខ្លាំងផងដែរ ដោយសារតែខ្ញុំ មិនដែល បាន chibado នរណាម្នាក់ ហើយពួកគេបាន ខ្ញុំថា ទិសដៅ ដែលជា អ្នកដឹកនាំ ដែលត្រូវបានគេ មានឆន្ទៈក្នុងការ ដាក់ទោស ខ្ញុំដោយទាំងអស់ ដោយសារតែខ្ញុំ មិនដែលបាន បិទ ការអះអាង ថាអ្នកទោស ត្រូវបានគេ អះអាងថា អ្វីដែល វាគឺជា ។ខ្ញុំតែងតែ ត្រូវបានគេ មើ

លឃើញថាជា ការលើកទឹកចិត្ត សម្រាប់ មូលហេតុ បែបនេះ ឬទម្រង់ នៃការតស៊ូ ទាំងនេះ មួយ ហើយនោះជា ពេលដែលពួកគេ បានផ្តល់ឱ្យខ្ញុំ ប្រាំ ថ្ងៃ នៃការ ផ្តន្ទាទោស , ធ្វើឱ្យពួកគេ នៅក្នុងបន្ទប់ នេះ គឺជាការ ផ្តន្ទាទោស ស្រាលជាងមុន, ការពារ ខ្លួនខ្ញុំ និយាយថា បុគ្គលដែល មានអារម្មណ៍ ឈឺនិងបានធ្លាក់ចុះ ហើយគាត់ បាននិយាយថា កំណែ របស់គាត់ អ្វីដែល ពិតជា ត្រូវបានគេ វាយដំ ហើយនេះ កើតឡើង នៅពេលដែល វាត្រូវបានគេ ស្នើរតែ ត្រូវបានរីករាយ $2/3$ របស់ខ្ញុំនឹងមាន ឱកាស ដ៏ល្អមួយដើម្បី ទទួលបាននៅទីនោះ គ្មានអ្វី ដែល ត្រូវបាន harmed ខ្ញុំ, នោះគឺ ដោយគ្មាន សកម្មភាព រិទ្ធិយ ក្នុង កណ្តាល។ប៉ុន្តែពេលនេះ វា នឹងត្រូវ បានអះអាងថា នៅពេលដែល គ្មានទោស ត្រូវបានគេ ឮ ដល់ទៅ $2/3$ បាននិយាយថា ត្រូវពេទ្យ ស្រ្តី ម្នាក់ដែល គ្មានកំហុស ដែលមិន បានធ្វើ ការឈ្លានពាន ណាមួយ មិនឱ្យ យក អ្វី ងនេះ ទៅក្នុងគណនី , ខ្ញុំ មានអារម្មណ៍ថាបាន ប៉ះពាល់ដោយ ស្ថានភាពនេះ ទេតែ រង់ចាំ ការសម្រេចចិត្តនេះនិងការសម្រេចចិត្ត នេះត្រូវបាន កាត់ បន្ថយ លទ្ធភាពមួយ ដែលខ្ញុំបាន ចាកចេញទៅ ចូលទៅ គ្រង់ $2/3$ ប៉ុន្តែដែល អាចទទួលប្រយោជន៍ពី ការពិចារណា បន្ថែមទៀតនៅក្នុង ការវាយតម្លៃនៃ $5/6$ របស់ខ្ញុំនៃការ កាត់ទោសនេះ ថាគឺ នឹង ចេញមកពី កាតព្វកិច្ច នៅ $5/6$ ព្រោះ ច្បាប់នេះ ជួយ , អនុគ្រោះនៅក្នុង ឯករណ៍នេះ និង ចេញមក យ៉ាងណាក៏ដោយ នៅ $5/6$, ប៉ុន្តែនឹង ចំណាយអស់ ជិត 3 ឆ្នាំទៀត នៅក្នុងគុក ជំនួសឱ្យការ ចាកចេញ សម្រាប់ ការទទួល នៃ ការនាំយក សកម្មភាពដើម្បី កំណត់ទ្រុក ការសម្រេចចិត្តរបស់ ចៅក្រម ក្នុងការ មាន លោកបណ្ឌិត ពិចារណាឡើងវិញ មុនពេល $5/6$ នេះសម្រាប់វា អាចនឹង មានការ ដើរ ដោយសន្តិវិធី យ៉ាងហោចណាស់ រយៈពេលប្រាំមួយ ខែ។ការដាក់ទណ្ឌកម្ម នេះត្រូវបានគេ ដែលបានផ្តល់ឱ្យ នៅក្នុងខែមីនា ត្រូវបានគេ ឮ នៅក្នុងខែឧសភា ឆ្នាំ ដូចគ្នាសម្រាប់ ការពិចារណា របស់ លក្ខខណ្ឌដោះលែង បាន មិនទាន់ត្រូវបាន កាត់បន្ថយ ការសម្រេចចិត្ត របស់ $2/3$, នោះហើយជា ពេលដែល ជីវិតរបស់ខ្ញុំ អាចជា ភាពស្មុគស្មាញ កាន់តែច្រើន , គាត់មានអារម្មណ៍ថា អោយខ្ញុំ មានទុក្ខព្រួយ , សោកស្តាយ នោះទេប៉ុន្តែ ដឹងថាខ្ញុំ បាន ចំណាយពេល ភាគច្រើននៃ ការផ្តន្ទាទោស របស់ខ្ញុំ រួចហើយ។វាជា ពេលដែល វាបានកើតឡើង នៅលើ ស្ថានភាព មួយ ពេលជាមួយ ឆ្នាំ នេះ អាចជា ស្ថានភាព ដែលអាច ចេញទៅបានបើ មិនមែនសម្រាប់ ការពិតដែលថា ឆ្នាំ ដែលខ្ញុំបាន និយាយ ជាការ លំបាក និង ការលំបាក នោះ មិនមែន **acatei** ការបញ្ហា របស់លោក **desferi** អ្នក នៅក្នុង កណ្តាល បំផុត គាត់មាន តែម្នាក់ឯង ជាមួយនឹង ខ្ញុំប៉ុន្តែ យាម មួយទៀត បានបង្ហាញខ្លួន លោកបាន ចូលបម្រើការងារ លឿនពេក ក្នុងការ ចូលរួមជាមួយ មិត្តរួមការងារ និង ខ្ញុំដើម្បី វាយប្រហារ ខ្ញុំ, យូរជាង **desferi** អ្នក កាន់តែច្រើន **punch** គ្មាន ទេ ពួកគេក៏ បានបញ្ឈប់ យ៉ាងលឿន ជាមួយនឹង ការព្យាយាម វាយប្រហារ ខ្ញុំ, គ្រាន់តែខ្ញុំត្រូវបានសួរ ដើម្បីចូលទៅកាន់ បន្ទប់រង់ចាំ របស់ ប្រធាន រួងបាន មកជួបខ្ញុំ ដើម្បីសួរ ពីអ្វីដែល បានកើតឡើង ខ្ញុំបាន ប្រាប់ពួកគេថា គ្មានអ្វីដែល បានកើតឡើង ត្រឹមតែថាវា មិនបាន អនុវត្តតាម លំដាប់ ដោយសារតែ ជាការ យាម នៅតែ ត្រូវបានគេ ហូរឈាមពី មាត់បានដឹងថា នោះគឺជា ការវាយប្រហារ មួយ នោះគឺ របៀបដែលវា គឺ ជាការ រំលោភ ដ៏សាមញ្ញមួយ ឬស្ថានភាព គ្រោះថ្នាក់ ហើយនោះជា អ្វីដែលខ្ញុំ បានប្រាប់ពួកគេ មាន ហេតុផល ដើម្បីវាយប្រហារ យាម រហូតដល់ បាននិយាយ ផងដែរ ជាមួយគាត់ ទេ ក៏បាន ប្រាប់ពួកគេថា លោកមានគឺជា គ្រោះថ្នាក់ចរាចរណ៍មួយ ហើយវាជាការ សម្រាប់បញ្ហា ដែលខ្ញុំ តែងតែ អង្វរ នោះ។

ពួកគេបាន ដាក់ខ្ញុំ បិទ រង់ចាំការ ស៊ើបអង្កេតនេះ ត្រូវបានគេហៅថា ផ្នែក សន្តិសុខ របស់ជនជាតិយូដា ជ្រលង ហៅ ចូលរៀន។ប៉ុន្តែគាត់គឺ ចង់ទៅ រួមជាមួយ និរោធបទ របស់ខ្ញុំថា ពិតជា គ្រោះថ្នាក់ចរាចរណ៍មួយ មិនអាច ទទួលស្គាល់ ថាវាជា ទង្វើ ស្ម័គ្រចិត្ត និង ត្រូវបាន បាត់បង់។ដូច្នេះខ្ញុំ បានទៅ ឈរ ខ្លួនឯង នៅក្នុងនិយ ដែលពួកគេ ចង់បាន ដើម្បីយក ទៅមុខ និរោធបទ នេះ ត្រូវតែមាន ភាពផ្ទុយគ្នាវាង កង មួយ។ឆ្នាំ នេះត្រូវបាន

នគរ វាយ ទឹកដោះគោ នោះទេប៉ុន្តែ លោកក៏ មិនដែល បានសរសេរថា ខ្ញុំពិតជា វាយ អ្នក ដែលបានធ្វើ ការចូលរួម គឺជា ឆ្នាំ ដទៃទៀត ដែល បានយក នៅទីនោះ ក្នុងប្រុស ដែល មាននៅក្នុង ការការពារ មួយដែលគាត់ បានទៅ គិលានដ្ឋាន នេះ ក៏ជា ទម្លាប់ , ជា ការការពារ ទីក្រុង ត្រូវ បានអមដោយ ឆ្នាំ ពិត ខ្ញុំដឹងថា គាត់បានឃើញ អ្វីដែលខ្ញុំ បានធ្វើ ដោយសារតែគាត់ ជាសាក្សី អ្វីទាំងអស់ ដូច្នោះ វាជាការ ដែលគាត់ដែល បានធ្វើ ឱ្យខ្ញុំ មានការចូលរួម ដើម្បីឱ្យមាន ការដាក់ទណ្ឌកម្ម វិនិយ មួយដែល បាននាំខ្ញុំ ទៅតុលាការ ផងដែរ។

ប៉ុន្តែនៅ ថ្ងៃដែលគាត់ ត្រូវបានគេ ឮ ក្នុងកិច្ចប្រជុំផ្សាយ ជាសាធារណៈ នេះ , ខ្ញុំត្រូវបាន ជូនដំណឹង ថាគាត់ ត្រូវបានគេ កាត់ទោស ចំពោះការ ចោទប្រកាន់ មួយដែល រំលោភ លើ ទឹកដោះគោ យាម , ប៉ុន្តែអ្នកដែល អមដំណើរ ខ្ញុំនៅថ្ងៃ នោះជា ឆ្នាំ អូលីវ , ប្រវត្តិសាស្ត្រ នៃការ ការពារ នេះបាន ឱ្យខ្ញុំ គឺជា មិត្តភាពមួយ ដែលថាបង្កើតឡើង នៅក្នុង ខ្សែសង្វាក់ នេះបាន ចូលរួម ពិតណាស់ នៅក្នុងកម្មវិធី ការិយាល័យ មួយនៅលើ ផ្ទះ កខាង IT នៅ មាន ម៉ូនីទ័រ គេហៅថា លីណា មួយ ខ្ញុំបានធ្លាក់ចុះ នៅក្នុងសេចក្តីស្រឡាញ់ និងការ ជាមួយវា ដោយអចេតនា យាម នេះ , អូ លីវ ក៏ ចូលចិត្ត របស់នាងនិង បានយក ការកាត់បន្ថយ វា បាន។ គាត់បានដឹងថា ខ្ញុំចូលចិត្ត របស់នាង ហើយនាង ចូលចិត្ត ខ្ញុំថា ដូច្នោះវា ចាប់ផ្តើម មានការ ចង ទទួល ខ្ញុំឱ្យ មិត្តភាព អាច និយាយ លឺ របស់ខ្ញុំ ដើម្បី ចង់ បិទ ជាមួយវា បានចាប់ផ្តើម និយាយជាមួយ ខ្ញុំទៀតទេ ហើយគាត់ ស្តាប់សេចក្តីផ្តើមការណ៍ របស់ខ្ញុំនៅក្នុង ក្រសួង សាធារណៈ ហើយគាត់ បានសរសេរ អ្វីគ្រប់យ៉ាងដែល ខ្ញុំបាន និយាយថា បានរក្សា និក្ខេបបទ ថាវា ជា គ្រោះថ្នាក់មួយ នេះ ដោយសារតែខ្ញុំ មិនដែល នឹងបានគិត រឿងនេះ នឹងជួយខ្ញុំ ការពារ , ទទួលបានដើម្បី ចូលចិត្ត ខ្ញុំបន្ទាប់ពី នោះគឺ

Monsanto ឈប់, ខ្សែសង្វាក់ មួយដែល ត្រូវបាន រៀបចំម៉ូដែលថ្មី ពន្ធនាគារ ជារឿងធម្មតា មួយសម្រាប់ ពន្ធនាគារ សន្តិសុខ អតិ បរមា គឺ មាននៅក្នុង ខែឧសភាឆ្នាំ **2007** ថា ខ្សែសង្វាក់ ត្រូវបានសម្ពោធ ទោះជាយ៉ាងណា បានទៅ **Monsanto** ដោយ មា នការ រង់ចាំ កិច្ចដំណើរការនីតិវិធី ដែលជា ខ្សែសង្វាក់ មានភាពស្មុគស្មាញ ត្រូវបានគេ ធ្វើឡើងដើម្បី រក្សា ផ្ទះឧក្រិដ្ឋកម្ម អំពើហិង្សា កាន់តែច្រើន អង្គការ ព្រហ្មទណ្ឌ យើងកំពុង មើល តែងតែ ជាទិច ដោយសារតែយើង រស់នៅក្នុង របប តឹងរ៉ឹង ពោលគឺ អ្នកទោស ទាំងអស់ គោលការណ៍ នេះ ត្រូវបានគេ ដាក់ខ្លោះ ឱ្យចាកចេញពី កោសិកា មាន តែមួយ ពេលលេង មួយថ្ងៃ។ ប៉ុន្តែខ្ញុំ គ្រាន់តែ បានទៅទីនោះ ក្នុងខែឧសភា ឆ្នាំ **2008** ក៏ ដោយមាន គម្រោង នេះត្រូវ បានបិទ ជាយូរមកហើយ ក្នុងក្រឡា នោះទេប៉ុន្តែខ្ញុំ មិនយូរទៀតទេ ដែលបាន កើនឡើង ខ្លោះ កើនឡើង រួចទៅហើយ ក្នុងរបប នោះគឺមិន បើកចំហ មួយប៉ុន្តែ យើងមាន មុខរបរ ផ្សេងទៀត យើងមាន បាល់ទាត់ **Handball** និង កន្លែងហាត់ប្រាណ ដែលយើង អាច ទស្សនា បណ្តាលយ ផងដែរ ប៉ុន្តែត្រូវបាន **weaved** គឺ មិនមែនទាំងអស់ នៅថ្ងៃដែលនោះ ។

ខ្ញុំឆ្លើយ ហើយបាន ត្រឡប់មកវិញដើម្បី ការពារ និក្ខេបបទ ដូចគ្នាប៉ុន្តែ នៅពេលដែល ខ្ញុំបាន ចេញពី ឡាន ដើម្បីជំរុញ ឱ្យខ្ញុំទៅ បន្ទប់សវនាការ នេះខ្ញុំ មើលឃើញថា ទឹកដោះគោ យាម ជនរងគ្រោះ នេះត្រូវបាន អមដោយការ យាម អូលីវ និងជា នៅឆ្ងាយពី នីកស្ថាន ថា នឹងមាន ការភ្ញាក់ ផ្អើល គួរឱ្យស្រឡាញ់ នៅពេលដែលខ្ញុំ ចាប់ផ្តើមឮ ទឹកដោះគោ យាម ទីបន្ទាល់ ឮ និក្ខេបបទ ថាខ្ញុំបាន ការពារ នៅពេលដែលខ្ញុំ បានសួរ ព្រះរា ជអាជ្ញា ហើយនោះជា ពេលដែលខ្ញុំ មានអារម្មណ៍ថា ឆ្នាំ អូលីវ បានជួយ ខ្ញុំ។ តុលាការ នេះក៏បាន អះអាង ថាពួកគេ មិនត្រូវបាន ជឿ ថាវា ពិតជា គ្រោះថ្នាក់ចរាចរណ៍ មួយប៉ុន្តែ បានធ្វើ អ្វីដែលវា ត្រូវបានគេ តម្រូវឱ្យ, និងភស្តុតាង ដើម្បីជំទាស់ ទេ គ្មាននរណាម្នាក់ អាចត្រូវបាន ផ្តន្ទាទោស ។ ខ្ញុំ ត្រូវបានគេ កាត់ឱ្យរួចទោស និងមេធាវី របស់ខ្ញុំគឺ ល្អឥតខ្ចោះ ផងដែរ ដូចដែល បាន រង់ចាំ ការកាត់ទោស នៅក្នុងការ សន្តិសុខ ខ្ពស់

Monsanto ពន្ធនាគារ បានធ្វើឱ្យខ្ញុំ ពិនិត្យ ខ្ញុំបាន ខ្លះ ពិតជា ពីរខែ ដើម្បីទៅ ដោយសេរីនិង បញ្ជូន ខ្ញុំទៅ **IP** ដែលនៃ

Alcoentre បាន នៅទីនោះ ចុងក្រោយនៅក្នុង ខ្សែសង្វាក់ នេះ មាន ការនាំចេញ ដែលត្រូវបានគេ បន្ទាប់ពីមាន ពាក្យបណ្តឹង ជាច្រើន ដែល ខ្ញុំបាន ធ្វើនៅក្នុង ខ្សែសង្វាក់ មួយ ខ្សែសង្វាក់នៃ ប្រព័ន្ធចំហ មួយដែលគេហៅ អាណានិគម ពន្ធនាគារ ដោយខ្ញុំ បាត់ខ្លួន រយៈពេលពីរខែ ដែលពួកគេបាន ចាត់ខ្ញុំ ត្រឡប់ទៅនៅទីនោះ ដើម្បី ចេញទៅ តាមផ្លូវ នេះ, ខ្ញុំ បានចាកចេញ ។

ក្នុងនាមជា ឆន្ទៈ របស់ខ្ញុំ អស្ចារ្យណាស់ ដើម្បីឱ្យមាន នៅក្នុងខ្សែសង្វាក់ គុក មួយ បើកចំហ ដោយសារតែវា បាននាំខ្ញុំ មួយឆ្នាំ និងមាន

Monsanto ពាក់កណ្តាល និងមុខរបរ ជាច្រើនទៀត ដែលយើងមាន នៅទីនោះ គឺជាប្រព័ន្ធ បិទជិត យ៉ាងខ្លាំង។

ពិបាកក្នុងការ យកឈ្នះ សូម្បីតែ ខ្ញុំ ដែលមាន បទពិសោធន៍យ៉ាងទូលំទូលាយ នៅក្នុង ផ្ទះ ពន្ធនាគារ ទាំងនេះហើយ វាត្រូវបានគេ បន្ទាប់មកខ្ញុំបាន ធ្លាក់ចុះនៅក្នុង ហេរ៉ូអ៊ីន **Monsanto** វាគឺ មិនអាចទៀងទាត់នោះទេ ដើម្បីទៅ ទីនោះព្រោះ ថ្នាំនេះ មិនបាន ចូលទៅក្នុង ការផ្គត់ផ្គង់ ស្បៀងអាហារ ឬអ្វី ដែលមាន នៅខាងក្រៅ ដោយដំណើរទស្សនកិច្ច នេះមាន កញ្ចក់ ដែល មិន ជាការបានអនុញ្ញាតឱ្យ ទំនាក់ទំនង រវាងកាយ ប៉ុន្តែតែ ងតែ ប្រាប់ខ្ញុំ ពី ការទាំងអស់ ដែលអាក្រក់ ដែលបានកើតឡើង ចំពោះខ្ញុំ បាន ទទួលបានអត្ថប្រយោជន៍ មួយដែល ឈប់ ប្រើប្រាស់ ហេរ៉ូអ៊ីន ។

*** ** ច្រើន

ពណ៌ផ្កាឈូក **Floyd** - ពួកយើងហើយ ពួកគេ

" យើង និង ពួកគេ

ហើយបន្ទាប់ពី ទាំងអស់ដែល យើងមាន បុរស ធម្មតា តែប៉ុណ្ណោះ

ខ្ញុំនិង អ្នក

ព្រះស្តាប់ តែប៉ុណ្ណោះ

វាមិនមែនជា អ្វីដែលយើង នឹង ជ្រើសរើសដើម្បី បញ្ជូន គាត់បាន ស្រែក ពី ខាងក្រោយ និង ថ្នាក់ មុខ ស្តាប់

ហើយការ ទូទៅ បានអង្គុយ និងបន្ទាត់ នៅលើផែនទី បានផ្លាស់ប្តូរ ពីចំហៀង ទៅផ្នែកម្ខាង ពណ៌ខ្មៅនិង ពណ៌ខៀវ

ហើយនរណាទៅដឹង ដែលជា ណា ហើយ នរណាជា អ្នកដែលបាន

ឡើងលើនិងចុះក្រោម

និង នៅទីបញ្ចប់ វាជា ការប្រកួតជុំទី 'n ជុំ តែប៉ុណ្ណោះ អ្នក មិនបានឮ វាជា សមរម្យ នៃពាក្យ អ្នកកាន់ ឃ្នាំងរូបភាព ដែលបាន ស្រែក មួយ

ស្តាប់ កូនប្រុស បាននិយាយថា បុរសម្នាក់ជាមួយនឹង កាំភ្លើង នេះ

មានបន្ទប់ សម្រាប់អ្នក នៅខាងក្នុង

«ខ្ញុំ ចង់មានន័យថា ពួកគេមិន ចង់ សម្លាប់ យ៉ា , ដូច្នេះប្រសិនបើ អ្នកផ្តល់ឱ្យ " ឯ របស់ ខ្លី យ៉ាងខ្លាំង ឆក់ , ពួកគេនឹងមិន ធ្វើវា ម្តងទៀត។ ដឹក វា? ខ្ញុំមានន័យថា គាត់បាន ទទួលបាន ចិទ ស្រាល ដោយព្រោះ ខ្ញុំ នោះនឹង បាន ផ្តល់ឱ្យ គាត់ ប្រកាច់ មួយ - ខ្ញុំ មានតែ វាយគាត់ ម្តង ! វាគ្រាន់តែជា ភាពខុសគ្នាមួយ

មតិ ទេប៉ុន្តែ ជាការពិត . . . ខ្ញុំ មានន័យថា ការចំណាយ កិរិយា ល្អ នៃការមិន ធ្វើ អ្វីសោះ ពួកគេ eh ? "

ចុះនិងការចេញ

វាមិនអាចត្រូវ បានជួយ Que មាន ច្រើននៃការ វា អំពី

ជាមួយ , ដោយគ្មានការ

ហើយជាអ្នកដែល នឹង បដិសេធវា ជាអ្វីដែល ការប្រយុទ្ធគ្នា ជាទាំងអស់ អំពីការ ?

ចេញពីផ្លូវនេះ

វាជាថ្ងៃ ដែលមមាញឹក

ខ្ញុំបានទទួល រឿង នៅលើ ចិត្តរបស់ខ្ញុំ ចំពោះការ ខ្វះខាត នៃ តម្លៃ តែ និង slice "

នេះជា បុរសម្នាក់អាយុ បានស្លាប់

© រក្សាសិទ្ធិ ពណ៌ផ្កាឈូក Floyd

បំណែក

បំណែក ខ្ញុំ

រ៉ាំរ៉ៃ និង បានប៉ះពាល់ នៅភាគខាងជើង ទឹកកក មួយ សន្លឹក ដែលមានអាយុ រង់ចាំ curl ដុត គោន ពន្លឺ ពណ៌ទឹកក្រូច មួយ ភ្លុយ ក្តៅគុក ក មួយដែលជា ព្រលឹង បំភ្លេចចោល ដែល ទាមទារ និង tolerates ត្រជាក់ electrifying ការចងចាំ រលុង មិនមែននៅលើ ប្រឌិត និង សព្វ , ឃោសនា សំឡេងចង្វាក់បេះដូង ពេលដែល ខ្លួនអ្នក រលុង ក្តៅ ឈ្នួនពាន ខ្ញុំនិង រុករក ដែលគ្មានកំដៅ ពិតពលោក ត្រជាក់ ក្តៅ បរិយាកាស នេះគឺ មិនមែនជា គ្រាប់បាល់ ដូចគ្នានេះ វិល ចូលទៅក្នុង ជ្រុងមួយ ចំណុច ទេ មួយក្រោម ផ្ទៃ សមុទ្រ នេះ នៅក្នុង មា ក្តៅ ទៅ ព្រៃ នេះការ ស្វែងរក និង ការ កំសាន្ត ដែលគួរអោយចាប់អារម្មណ៍ គួរឱ្យភ្ញាក់ផ្អើល និងមិនមាន វិធីផ្សេងទៀត ក្នុងការនិយាយថា វា ជា ពាក្យ ពាក្យ , ក្តៅប្រត្រជាក់ ពេក , ដូច សាកសព អាប័រម្រ ត្រជាក់ ពិតជា ត្រជាក់ ដ៏អស់កល្បជាទិច ដែលជា ក្តីសុបិន្ត នៃការ និទាយរដូវ ក្តៅ ជាមួយនិង ជ្រលងភ្នំ មួយដែល ទន្លេ ដោយគ្មាន សំណើច មួយគឺជា សេចក្តីសង្ឃឹម mutilated រង់ចាំ ការស្វែងរក និងបង្ហាញ ពី

អ្វីដែល **eludes** និង ក៏បានលើកឡើង ដើម្បីបង្កើត យឺតនិង បានបង្ហាញថា ស្រមៃ តែប៉ុណ្ណោះ ដោយមិនមាន ចម្ងាយ និងជាមួយ សមីការ ត្រឹមត្រូវ ពិភាក្សាអំពី បញ្ហា ទាំងអស់ ក្តៅ ក្តៅ ទោះបីជា **scorching** សំឡេង ហ្គីតា ដែល **vibrates** កោអីវប្បធម៌ដែល ត្រូវបានកើត ផ្ទៃលើ របស់ខ្លួននិង ច្រើនប្តូ តិចជាងនេះ មានភាពវ័យឆ្លាត ដោយមិន ធ្វើវិញ ដោះស្រាយស្ថានភាព មួយដែល ឥឡូវនេះ បានបញ្ឈប់ សព្វ, រងផលប៉ះពាល់ដោយ ជំងឺ នៃពាក្យ ដែល បង្ហាញ ច្បង នៃ ភាពស្ងៀមស្ងាត់ នេះ បាននិយាយថា ការចែករំលែក បន្ថែមទៀតដើម្បី លើកឡើង ថាគឺជា ការចែករំលែក ការសង្ស័យ នៃការ **unsaid** នោះ ទេប៉ុន្តែបញ្ជូន ទិសដៅ និងការសរសេរ មានប្រសិទ្ធិភាព។នេះជា ការពិត ទាំងមូល គឺ ថាមាន ការពិត រវាង ការគិតនិង របៀបដែល សកម្មភាពដើម្បី ស្វែងរក តាមរយៈ ឥរិយាបថ ដែល បង្កើត ល្បិច និងការ ធ្វើសមយុទ្ធ កម្មវិធីបញ្ហា ខ្លួនឯង និងមើលឃើញ បានចុះចាញ់ ទៅនឹង ការបំភាន់ នៃពាក្យ ឥតប្រយោជន៍ នោះទេប៉ុន្តែ បាននិយាយថា ដោយត្រឹមត្រូវ នោះទេប៉ុន្តែវា ជាការ មិនគួរឱ្យជឿ ទាំងអស់សំណុំបែបបទ មាន មូលដ្ឋាន ទៅនឹង ទង្វើ សំណាងអាក្រក់ សុទ្ធ សមរម្យសោះ ឃើញ រីកលូតលាស់និង ដឹងថា អ្វីដែលត្រូវ ធ្វើ ជាស្ថានភាព មួយដែល ខ្លះ និយាយ ការពិពណ៌នាអំពី ទស្សនៈវិស័យ ផ្ទាល់របស់គាត់ ឬ អារម្មណ៍ ណាមួយ ដែលជា ញឹកញាប់យើង និយាយថាយើង មិនបានគិត និងមើលឃើញ អ្វីដែលជា ដឹង ពីរបៀប និងរៀនពីនិងសញ្ញា ផ្សេងទៀតនៃការ ដូចគ្នា ឬស្រដៀងគ្នា ឬនៅ ក្នុងសំណុំបែប បទនៃ ការបន្ថែម នៅទីនេះ គឺជាឧទាហរណ៍នៃ បេសកកម្ម អារម្មណ៍ នៃទម្រង់ អរូបី ណាមួយដែល មិនមែនជា ពិតប្រាកដ ក្នុង ខ្លួន ការពិត បច្ចុប្បន្ន ដែលជា អង្គភាព មួយប៉ុន្តែ ធម្មជាតិ បែកបាក់ សាមគ្គីភាព នៃពិភពលោក នោះគឺ ស្រដៀងគ្នានិង តែងតែ យើងមាន ស្រដៀងគ្នា នេះប៉ុន្តែមិន ស្មើ របស់គាត់ អាចមាន ផ្ទៃខាងក្រោយ ជាហេតុផល មួយនិងបាន បាត់បង់នៅក្នុង ការដាច់ទំនាក់ទំនង របស់ខ្លួន នៅទីនេះគឺជា គួរអក្សរ ដោយវិធី នៃការ បែកញើសយប់ និង មានអារម្មណ៍ ដែលមក ពី ដូចគ្នានេះដែរ នៅខាងក្នុង មើលទៅ ដូចជា វិចិត្រករ រូបរាង ស៊ុម មួយ ជាការ ត្រង់ ជាការស្ថាបត្យករ , មិនមែន ជាហេតុផល ចុងក្រោយ ដាច់ខាត ថានៅលើ **subjugation** ឬ វិទ្ធិរូបនា នៃការ ស្រមៃស្រមៃ នៃ ការ ពិត ដ៏សាមញ្ញមួយ ដែលបាន ចេញមក តាមធម្មជាតិ និង ស្នាមរុះ អង្គ មិនសំខាន់ , អនុវត្តដោយ នាពេលអនាគត ដែលថា អ្វីគ្រប់យ៉ាងដែល មាន សម្បត្តិ , និង ភាពពិត នៃ កន្លងមក រីង ដោយមិនដឹងខ្លួននិងបាន អនុវត្ត យ៉ាងខ្លាំង ក្នុងការ សាហាវ របស់ខ្លួន បទពិសោធនៃ ពាក្យដែល តែងតែ ស្រមៃ រូបភាព ស្ងាត់ជ្រងំ នៅទីនេះ គឺត្រូវបាន មួយសន្ទុះ ចាប់បាន យកចិត្តទុកដាក់ បានផ្តល់ បំណែក ដែលបាន ឃើញ ចូលរួម ដឹង នេះ លុកលុយ ឱ្យខ្ញុំ ត្រូវ សរសេរ អំណាចដ៏អស្ចារ្យ គឺមិនមែន ជាការ ច្បាស់លាស់ដូចជា ត្រង់បន្ទាត់ ផ្ដេក ដែលជាកន្លែងដែល ព្រះអាទិត្យ ទៅចុះ ហើយលាក់បាំងការ ដេក ស្រទាប់ និង បានរកឃើញ ខ្លួនគាត់ វាយដំ នោះទេប៉ុន្តែ មិនដែល សោកស្តាយ សម្រាប់ការមាន កើត ជាថ្មីម្តងទៀត ហើយត្រូវបាន ភ្លឺ ដូចជា វាគ្រាន់តែជា មួយ នឹងរក្សា ព្រះអាទិត្យ ភ្លឺ និងបទពិសោធនៃ ដ៏ខ្លាំងក្លា ដូច្នេះប្រសិនបើ របស់យើងកំណត់ នៅក្នុង ឆលនា ដែលជាកន្លែងដែល ព័ត៌មានលម្អិត ទាំងអស់ គឺត្រូវបានពិពណ៌នា ទៅនឹង ការប្រែប្រួល អប្បបរមា បានតែ កើតឡើង និងការ ទន្ទេញចាំ ពាក្យដែល មានអត្ថន័យ របស់ខ្លួន ជាអ្វីរាល់ហើយ រក្សាទុកនៅក្នុង ភាពស្ងៀមស្ងាត់ នៃការអត់ធ្មត់ របស់អ្នក, **clairvoyance** ងងឹតមួយ នេះ មិនបាន ព្យាករ ប៉ុន្តែមិន ថយចុះ សភាវគតិ សមហេតុផល ណាមួយទេ លុះត្រាតែ ខ្ញុំ **invades'm** ខ្ញុំ ខ្លួនវា គឺត្រូវ បានកសាងឡើង និងរក្សា ជើង ដែលជា សសរស្តម្ភ មួយ តែងតែ មានវត្តមាន នៅក្នុងពិភព ប្រឌិត នៅក្នុងការដែល វាលយ ដោយគ្មាន នរណាម្នាក់ ត្រូវយកចិត្តទុកដាក់ ស៊ើបការណ៍ ទាំងនេះ ឱ្យខ្ញុំ មាន ការ ដឹងលឺត្រង់គ្នា សរសើរ របស់ខ្ញុំ ដែលជា អាក្រក់ នៃកំដៅ តែមួយគត់ដែល ពិតម៉ាស៊ីន អយស្ស័យយាន ដែល បានធ្វើ ដំណើរទស្សនកិច្ច ណាស់ ឆ្លុត និងជ្រៅ ចូលទៅក្នុង ផ្លូវរូងក្រោមដី នេះ , អ្នក មិន អាចមើលឃើញ នៅខាងក្នុងនៃ ងងឹត ដូច្នេះ របស់អ្នក ជាមួយនឹង លទ្ធផល នៃរូបភាព និង ចុង ភ្លឺ រង់ចាំ តែប៉ុណ្ណោះសម្រាប់ ចុង អ្វីដែល ជំរុញចិត្តយើង និងជំរុញឱ្យ ពួកយើង

ហើយមានអ្វីមួយ កម្លាំង មួយដែល ពុំអាចបំបែកបាន ជាការ **fascináveis** ជាការ គ្មានអ្វី ដែលអាចជឿទុកចិត្ត , ការលំបាកក្នុងការ ដឹងនិង មិនដែលបាន រៀន ត្រូវបាន បណ្តាញដែល ត្រូវបានខូច មួយ ប៉ុន្តែ ការវិលត្រឡប់ទៅ បង្កើតជា បណ្តាញ, វាគឺជា ការលំបាកណាស់ និ ងជា គ្រោះថ្នាក់ ក្នុងរឿង នេះ ក៏មាន ការចាក់ ជ្រៅគាត់ថា បានសម្លាប់ នៅវ័យក្មេង ដែលជា ការស្អប់ មូលដ្ឋាន ទេតែ ព្រងើយកណ្តើយ មិន មា ននរណាម្នាក់ ឬ ចិត្តរបស់អ្នក ឬមនុស្ស ណាមួយ ដូច្នោះនៅក្នុង វិធី ដ៏ឆ្លាតវៃ បានប្រាប់ អ្នករាល់គ្នា ថាយើងជា ផលបូក ទាំងអស់របស់យើង , និ ង ភ្ជាប់មក ជាមនុស្ស ស្មើគ្នា កាន់តែច្រើន ផ្សេងគ្នានិង ស្រដៀងគ្នា, ទៅតួអក្សរ ដើមរបស់ខ្លួន នៅក្នុងការពិត មានគឺជា អាយ៉ង នៃ ទង្វើ ណាមួយនិង ជាផ្នែកមួយ ដែលតំណាងឱ្យ ការធ្វើដំណើរ មួយដែល បានបាត់បង់ ក្នុងចន្លោះ អក្សរ សិល្បៈ នៃការបង្កើត ចន្លោះ និង ម្ចាស់ ការស្តាប់ ពី ចំណុច ចុង ណាមួយនោះ ឈានដល់កំរិតកំពូល មិន ចប់ , ស្តាប់ សម្រាប់យើងមិនដែល កើតមានឡើង គ្រាន់តែ កើតឡើង ដល់អ្នកដែល ស្គាល់ យើង នៅពេល យើងស្តាប់ ហើយមិន បានដឹងថា វាគឺជា ពាក្យ ដែលមាន ទីបញ្ចប់ នោះទេប៉ុន្តែ មានលក្ខណៈសាមញ្ញនិង ប៉ិនប្រសប់ យ៉ាងដូចម្តេច បន្តិច ខណៈដែល កញ្ចាង ដែលចង់ ចិញ្ចឹម ពី ភាពអត់ឃ្លាន ដ៏ធំសម្បើម ជាង ត្រូវ រៀន ហើយ តែងតែ ចង់ដឹង កាន់តែច្រើន, ប្រភពនៃ ភា ពជាប់បានយូរ បន្ទាប់មក នេះដោយ មិន ដឹងពីអ្វីដែល កើតមានឡើង និងការ ឡើងភ្នំ ចុងក្រោយនេះ បើទោះបីជា ត្រូវបាន រក្សាទុកនិង បានផ្លាស់ប្តូ រ ជំនឿរបស់ ភ្នំ របស់គាត់ហើយ ដែនកំណត់ នេះគឺ មានតែ ការចាប់ផ្តើម នៃ ច្រាំងថ្មចោទ អាកប្បកិរិយា យុវជន មួយ លើសពី កម្ពស់ ណាមួយនិង នៅពេលដែលយើង បានទៅចុះហើយយើង មើលឃើញពី របៀបដែល យើងបាន សម្រេច រួចហើយនៅក្នុង ការឈ្នះ បានតែ ដឹងតិចតួច បន្តិ មទៀត ដើម្បីឱ្យមាន និងមិន ចង់បាត់បង់ និងការទាំងអស់ ដែលយើងអាច ហោះហើរទៅដល់ ចំណុច ណាមួយនៅក្នុង ធ្លាប់បាន ធ្លាក់ចុះ ដោយសា រតែ ពួកគេបានរៀន ហើរ និងការ ស្រមៃថា អ្វីគ្រប់យ៉ាង នោះទេប៉ុន្តែ បំណែក ទាំងអស់គឺ ពាក្យ គំនិត , និងគំនិត ។ ទឹក ជ្រៅ ជ្រៅ ដូច្នោះ សិ ល្បៈ នៃការ បញ្ជាក់ ចាត់ការ ប្រធានបទ មួយដែល មិនប្រាកដថា ខ្យល់ សមុទ្រនិង ហាក់ដូច ជាការ ប្រសិនបើដោយ ថាមពល អស្ចារ្យរបស់ ពន្លឺ និង **embebecido** មនោសញ្ចេតនា និង **ternurento** ការបន្ថែម បន្តិចបន្ថែមទៀត មកពី ពេល ច្បាស់លាស់ មួយនិង មិនដែល ទម្រង់លេង ដោយសារតែ មួយការទទួលជ័យជម្នះ របស់គាត់គឺ តែងតែមាន ការបរាជ័យ របស់គាត់និង ជាការ រៀន កាន់តែច្រើន គ្រាន់តែដើម្បី ក្លាយជា អ្នកចាញ់ មួយ បន្ថែមទៀតនៅក្នុង ការប្រយុទ្ធ ដែល គ្មានអ្វីដែល បាននិយាយថា និងមានអារម្មណ៍ថា រសជាតិ ធ្លាក់ចុះ នៃ ព្រះអង្គដែលបាន ផ្តល់ជ័យជម្នះ សម្រាប់ វាគឺគ្រប់គ្រាន់ ដើម្បីរៀន និងការ រៀន រស់នៅជាមួយ ពួកយើង ទាំងអស់ដែល បដិសេធា

ii បំណែក

ស្រទាប់ , លិច នៅ ចម្ងាយ មួយ **stairwell** សង្ក្រាប លោហៈ ជំហាន មួយ កន្ទប សំអាត , ការដាក់ផុង នៅជាន់ មួយ ថ្មប៉ាប កាអ៊ី ជញ្ជាំង ជាមួយគ្នានៅក្នុង ចំនួនបួន មួយការធ្លាក់ចុះ ដោយ ធ្លាក់ចុះ និងការ ធ្លាក់ ជ្រៅ បន្តិច នរណាម្នាក់ កូរជាន់ ពន្លឺ ស្រអាប់ , គ្មាន នរណាម្នាក់ ស្ទុះ ផ្ទៃ កាំរស្មី នៃពន្លឺ មួយដែលមាន ប្រសិទ្ធិភាពក្នុង ស្រមោល **reflecti-** នៃកញ្ចក់ មុខ មួយ មើល បំបែកខ្លួន , មុជទី ក មួយ , ខូចខាត , ហេង កំពុងរីកចម្រើន ដែលបាន រក្សាទុកខ្ញុំ ពីការ ស្តាប់ , ឆ្លុត មួយរត់គេចខ្លួន និង បានបាត់បង់ រវាង តារា និង ទី ជ្រៅបំផុត ទទេ នៃគុណធម៌ នៅក្នុងលក្ខខណ្ឌនៃ ឥរិយាបថ ក្នុងការ ពេញលេញ នៃការអង្កេត និងការ មុនពេល ការភ័យខ្លាច, បន្ទាប់មក បិទ ព្យា ណូ នៅលើ ចុះ ផ្លូវ រុយ ដំរ ព្យាណូ នៅលើ កំរាលគដ្ឋ ហើយបន្ទាប់មក ប៉ះ សំឡេង ជាលើកដំបូងរូបភាព ដំបូងដែល សំឡេងនៃ ជ្រៅ សូមបន្តី

ទេ នៃការ ហែលទឹក ព្រួយ នៅក្នុងទឹក ទីបំផុត ចលនា លោក **Mo** មូលបត្របំណុល និងអស់អ្នកដែល ដកដង្ហើម និងត្រូវ បានអូស ដើម្បី បំបាត់ **desvaneceste** មួយ គឺ ផ្សេងគ្នាសម្រាប់ ខណៈពេល មួយនៅក្នុង សមុទ្រ នៃ **profundez** មួយរាវ និងអំ បិល ដោយគ្មាន ការសរសេរ ខ្មៅដៃ ពណ៌ ជា ភាសាសម្តែង ក្នុងកម្មវិធី នេះ រហូតឈានដល់ គណបក្ស អំណោយមួយ ដែល ធ្វើឱ្យខ្ញុំ សប្បាយចិត្ត គេង នៅលើគ្រែ ព្រឹកមួយ ចាក់ ពពុះឧស្ម័នច្រើន និងខុសគ្នា , វាជា រូបភាព ដោយគ្មាន ទេសភាព , ការស្រូប អ្វីគ្រប់យ៉ាង, ការផ្លាស់ប្តូរ មួយ យកមកយល់ឃើញ និងការ **transmutation** នេះគឺជា ភស្តុតាង ទឹកភ្នែក គ្មាន បន្ទាត់ គ្មាន ច្បាប់ នោះទេ ដោយមិនមាន អ្វីមួយ ដែល បាត់ខ្លួន ទាំងអស់នៅ ទាំងអស់, រឿង ដែល មិនលូតលាស់ មិន លេចឡើង ស្ទើរតែ ប្រាប់ និងត្រូវបាន ចង សេចក្តីពិត ប្រវាក់និងសោ នៅលើភាគីទាំងអស់**Slingshot** មួយ គោលដៅមួយ និងជាការ ភ្ញាក់ផ្អើលជាខ្លាំង ដែលជា សញ្ញាព្រួយ ឡើង ដោយគ្មាន វិសាលភាព មួយ ចង រៀបការ មួយ ដែលបានសរសេរ ធ្លាយ , ចេះទប់ចិត្ត ដែលជា ការសរសេរ ព្រិល, មិន បិទ ទាំងអស់ គាត់បានឃើញ ចង់បាន និងតែង តែ អ្នកដែលបាន ចង់បាន , ហើយនៅក្នុង ផ្ទៃខាងក្រោយ និងមិននៃខ្លួន មួយ កាត់និង **rolled** ពុកចង្កា រដុប, ពុកមាត់ មួយ សក់ , មួយ បូកមួយ មុខ គ្នា ប៉ះ គ្នា នៃ ការក្លែងបន្លំ អំពើបាប របស់គាត់ មិនចេះចប់ របស់គាត់ទៅ កាលបរិច្ឆេទនិង មើល សរុប តែប៉ុណ្ណោះ ហើយ មានតែ កណ្តាត់មួយ

បន្ទាប់មក បានពង្រីក នៅក្នុងដីខ្សាច់ ផែនដី ឃើញ និងបានរស់នៅ , ដែលមិនធ្លាប់មាន ចាប់តាំងពី ពេលវេលានៃការ មុជទឹក នេះ មោទនភាពទាំង **glows** និង បានចុះ ទៅបាត នៃពិភពលោក មើលឃើញ ចម្រៀង ដ៏សាមញ្ញ មួយដែល ធ្វើឱ្យ វានៅក្នុង ការពេញចិត្ត នៃការ វាយប្រហារ មួយរំពេច , ទស្សនៈវិស័យមួយយើងទាំងអស់គ្នា រស់នៅ ពិត មួយ នៃអ្វីដែល ការដឹងហេតុមុន មួយទៀត និង កើតឡើង ហើយនឹង ទទួលបានជោគជ័យ ជាប់ ដោះលែង និងការ ភ្ញាក់ និងត្រូវបាន មានអារម្មណ៍ និងលិខិត ពី **sonnet** មិន ល្អឥតខ្ចោះ នៃការ **rhyme** ក្រុមមួយ រត់ ការកាត់ទោស ជាមួយ តំណាក់កាល នោះ, ដូច្នោះកន្លែងដែលយើង និងមិន ចេញទៅក្រៅ និងជាកន្លែងដែល យើងបាន ដោយមិនចាំបាច់ ចូលទៅ , ស្របនឹង ការបាត់ អាចីកំបាំង ម្សៅ មួយនៅក្នុង ដី ចំណុច ពិតប្រាកដនៅក្នុង ការបំបាត់ ការស្រមើលស្រមៃ ទាំងអស់ បន្ទាប់មក ផ្ទុះ ផ្កាយដុះកន្ទុយ , និង ភពផែនដី ដែលកំពុងរស់នៅ នេះគឺ មិនតែងតែ **bullshit** ជាមួយនឹងមូលដ្ឋាន **intrigue** មួយ ដែលសង្ស័យថា ត្រូវបាន ម៉ោនផែនការ មិន បោះបង់ បន្ទាប់មក ស្រូបយក ពួសព្រួង មួយនិង លុ នៃលិខិត ចចក នេះគឺជា ប្រវត្តិសាស្ត្រ, ការបំផ្លិចបំផ្លាញ ឥតខ្ចោះ ត្រូវបានគេ ដែលមាន នៅក្នុង ភាព សម្បត្តិ **beachfront** រុក្ខិត ចំលែក ដូច្នោះអ្វី ដែល ត្រូវបានគេ និយាយថា៖ និងចាប់ផ្តើម ចុះជណ្តើរ នៅលើ ធ្វើដំណើរទេ មួយការធ្លាក់ចុះ នៃការ បោះជំហាន មួយបន្ទាប់មក ផ្លូវថ្មភ្លើង ដែក នេះគឺ ដោយស្វ័យប្រវត្តិនិង តែមួយ ជើងនៅលើ ទន្លេនេះ ដោយជើងទេរេ និង ត្រជាក់ ទាំងអស់ដែល ហាក់ដូចជាមិន ត្រូវមាន អ្វីគ្រប់យ៉ាង គឺការ បាត់ និងការ បាត់ ។សកល ទាំងអស់ គឺដូចជា វាគឺជា បន្ទាប់មក បានតែមួយ ភាសា មាត់ បើកដោយ សេចក្តីរីករាយ រុស្សក មួយដើម្បី មើល ការមើប ដែលអ្នក មើប និងបំណងប្រាថ្នា , ខាំ នៃ រូបរាង របស់អ្នកនៅ ពេលដែល ធ្វើដំណើរ នៅលើ ទូក របស់អ្នក ទាញ ជាងនិង ធ្វើជាមួយ

យនឹង ការពិត ដែលថា អ្វី មួយ មិនគឺ មិនប្រាកដ នោះទេប៉ុន្តែ ស្មាន មួយ ច្រមុះរបស់អ្នក **petiz** អារម្មណ៍ ក្តៅមួយ និងការ ហោះហើរ និងការ យកឈ្នះ **Pluto** បេះដូង របស់នាង ថ្មមួយ នៅក្នុងស្រះទឹក ជីវិត ដាច់ដោយឡែកមួយ បញ្ឈរ មិនតែងតែ ថតរូប ស្រាប់តែ ឆ្កួត នេះនឹងមាន ភាពប្រក្រតី មួយ គឺ ដល់ចំណុច ដែលជាកន្លែងដែលទាំងអស់ដែល បានបង្កើតឡើងនិង ជាការថើប រលុង រង់ចាំ កាន់ ដោយមាន កម្លាំង តែ មួយដែល មាន ជាមួយនឹង ការផ្តុំទោស មួយ តែងតែចងក្រងទៅនឹង បេះដូង របស់គាត់ ឆន្ទៈ មួយ ដើម្បីប្រមូល និងលំហូរ ស្រមៃ មួយដែល បច្ចុប្បន្ន នៅក្នុង **crates** ត្រូវបានគេ ចំនួនបួន ជញ្ជាំងនិងរូបរាង នៃ **filament** មួយដោយមិនមាន ហេតុផល រង់ចាំដើម្បី បំភ្លឺ កម្លាំង ដែលមិន ភ័យខ្លាច មិនមែន ឈ្នះ ឬ ចាញ់ ត្រូវបាន បំណងប្រាថ្នា ក្នុងការបង្កើត និងសម្បទ្រ មិនច្បាស់ ជាមួយនឹងការជក់ មួយដើម្បី គួរ អក្ខរក្រម ទាំងមូល ដោយពណ៌ នីមួយ ព្យាង្គ របស់ខ្លួននិងកម្លាំង រហូតដល់ អារម្មណ៍ ទៅហើយ ទៅហើយ អនុញ្ញាតឱ្យខ្លួនអ្នក ទៅ ជាពិសេស ក្នុងការកសាង ប្រាសាទមួយ នៅក្នុងដុំថ្ម នៅក្រោម ទឹកធ្លាក់ នេះនិង ទន្លេ ក្នុង ខ្សែសង្វាក់ យក អ្វីគ្រប់យ៉ាងដែល នៅខាងមុខ , ខាងលើ មាន អ្វីមួយនៅក្នុង ចិត្ត, ខុសគ្នាខ្លាំងណាស់ ពី ស្មើ និងជា រឿងនិទាន ដ៏សាមញ្ញមួយ នៃការធ្វើដំណើរសម្លេង នៃការ **virtuosity** ដែលមិន ត្រូវ បានគេមើលឃើញ នោះទេប៉ុន្តែ បន្ទាប់មក បានកើនឡើង មួយទៀត រាលដាល តំណែងខ្ពស់ ឡើង ជណ្តើរ នេះនៅតែ ដើរ ត្រឡប់មកវិញក្នុង ជំហាន មុន និងពួកលេវី មួយនិង តែមួយគត់ ដែលកំពុងព្យាយាម ឡើង រាល់ជំហាន ទៅ ក្រុមហ៊ុន និងខ្យល់ ជឿជាក់ របស់អ្នក ស្រមៃ ព្យាណូ ដែលបានចាកចេញ នៅជាន់ ផ្លូវកៅស៊ូ មាន តែមួយគត់ ដ៏សំខាន់មួយ ហើយវា មិនមែនជា ការអាណិត ក៏មិនមែនជា ជនជាប់ចោទ គឺការ មានសេចក្តីជំនឿលើ មិនធ្លាប់ ជឿថា ការផ្សព្វផ្សាយ ដើម្បី និងទទួលបាន គ្រាន់តែ ពេលនៃ ទេសភាព ក្តៅ ក្រអូប នៅលើ ចែងចាំង សម្បទ្រ ឃើញអ្នក ឱ្យស្រឡាញ់ ក្នុងការ ជ្រមុជទឹក របស់ខ្ញុំ, បាន ទសភាគ របស់ខ្ញុំ ខ្ញុំបាន លិច ទូក នៅ កណាត់ លាង សម្អាត ដែល បានម៉ោងនៅលើ ព្យាណូ បន្ទប់ មួយ ដែលជាកន្លែងដែល គ្មាននរណាម្នាក់ ចង់ក្លាយ ហើយខ្ញុំ គ្រាន់តែ ចង់បាន នៅទីនោះ បន្ទាប់មកបញ្ចូល ទ្វារ នេះគឺ ចេញពី អ្វីទាំងអស់ ហើយមិនដែល ស្រមៃ ស៊ីជម្រៅ គឺជា បំណងប្រាថ្នាត្រូវមាន អ្នកនៅក្នុង រង្វិលជុំមួយ បេះដូងនិង ប្តីប្រពន្ធ របស់អ្នកវា ទាំងអស់ បូម ហើយបន្ទាប់ មក ភាពចលាចល នោះគឺ សមរម្យ តិច ហើយនៅក្នុងការ ទម្លាក់គ្រាប់បែក របស់ ទង្វើ នេះ រួចទៅហើយ ព្រឹត្តិការណ៍ នៃសង្គ្រាម សម្រាប់អ្វីគ្រប់ យ៉ាង មានសន្តិភាព ជាមួយគ្នា ជាមួយនឹង យល់ ច្រើន មួយពី ធ្វើដំណើរ និងពង្រីក នូវអ្វីដែល បានប្រែក្លាយ និងបន្ទាប់ពីការ ច្រៀង បក្សី និងការ រីករាយ តែប៉ុណ្ណោះ នៅថ្ងៃនេះ បានរៀន តន្ត្រី របស់លោកនៅក្នុង អត្ថបទ នេះ ទាំងអស់ បានតម្រៀប ដោយគ្មានការ សំរេងរលូល ភារកិច្ច នេះគឺ ដើម្បីនាំយក និងបញ្ចប់ ការភ័យខ្លាច មិនជឿ ហើយទីបំផុត មិនបាន វិលត្រឡប់មក ធ្វើដំណើរ ទាំងអស់វិធី នេះគឺជា ការធ្លាក់ចុះ យ៉ាងប្រាលប្រថៅ នៅលើដំបូល រួចទៅហើយ នេះ, បង្អួចពី **ajar** និង ត្រជាក់ នៅក្នុងភាពងងឹត នៃ ទង្វើនៃ ការពិត មួយ នេះ មិន បានកើតឡើង ទេប៉ុន្តែ បានរាយការណ៍ ហើយវាត្រូវបាន សន្មត់ថា នឹងត្រូវបាន បង្កើត គំនិត ដែល ផុសឡើង ត្រូវបានគេ តែមួយគត់ដែល បញ្ចេញ ទឹក ដែលមាន កៅអី តែមួយគត់នៃ ការថើប របស់អ្នក ប្រាថ្នាចង់បាន តែមួយគត់ដើម្បី អ្នក និងលេង ព្យាណូ នេះគឺ ជាផ្នែកមួយផែនការមួយ ដើម្បីប៉ះ ជាអ្នក ចំណាំថាអ្នក និងទទួលបាន អារម្មណ៍ មួយសម្រាប់ ចង្អុលបង្ហាញ ឡា **blunt** មួយ ជា ការសរសេរ ដែលមិន ធ្វើកូដកម្ម យ៉ាងខ្លាំង រួចទៅហើយ មានអារម្មណ៍ថា ស្មើ ក្នុងការ រលុង យប់ តារា ធ្វើដំណើរ នៅលើ នាពេលអនាគត ដែលនឹង មិនមក នោះ ខុសពី អតីតកាលនិង បច្ចុប្បន្នជាការ ធ្វើ រដ្ឋប្រហារ នេះវា គ្រាន់តែជា រឿង ដែលទាំងអស់ ប្រមាថ និងបញ្ចប់ នូវអ្វីដែល ត្រូវបានចាកចេញ ពី **Pluto** តែ សរសេរ សេចក្តីស្រឡាញ់ របស់ បេះដូង មួយ រវាង ជញ្ជាំង ទាំងពីរ មិនអាច លោត , ដែលជាកន្លែងដែល ប្រហែល គ្មានអ្វី ឆ្ងាយ នៅក្នុងរង្វង់ បើកចំហ មួយ កាដេ មួយ យមួយ ចតុកោណ ដែល រឹតបន្តឹង ចំណង ទាំងរលាស់ ធ្វើដំណើរ និងមើលឃើញ ព្យាណូ តែ ប៉ះ អាណិត និងបន្ទប់ ងងឹត មួយនៃ រូបថត , ភា

ពយន្ត ក្រឡុក រូបភាព តូចនៅក្នុង ស្រមោលនៃ បំណែក របស់អ្នក មើលឃើញថា អ្នកបាន ឆ្លុះបញ្ចាំងនៅក្នុង អ្វីគ្រប់យ៉ាង ដែលជាកន្លែងដែល មួយដុំចូលរួម ដោយសារតែខ្ញុំ ចង់ឱ្យ អ្នករាល់ ឆ្លុះបញ្ចាំងនៅក្នុង រូបភាព របស់ខ្ញុំ , អ្នក នៅតែម្នាក់ឯង គឺមាន ស៊ុម កញ្ចក់។

ទូទៅ

តើធ្វើដូចម្តេច ដើម្បីទទួលបាន ចេញពី ការឈឺចាប់ ដែល **immerses** និង សម្រួល ការងទុក្ខវេទនា ពី ការឈឺចាប់ ជាមួយនិង តែមួយគត់ នេះ។វាជាការ គ្រប់គ្រាន់សម្រាប់ មើល ដោយគ្មាន ការសម្លាប់ មួយ ពិភាក្សានិង ការធ្លាក់ចុះ ជាដៀងរាល់ បង្វែរទឹកភ្នែក គឺ ការរកឃើញ នៃ បេះដូង ស្រទាប់ ហើយបន្ទាប់មក ប្រមាថ កើតឡើង ដោយ បច្ចុប្បន្ន ឱ្យខ្ញុំ ឆ្អុត និង ដៃ និង ច្រវាក់ របស់ខ្ញុំ នៅជុំវិញ លើកទឹកចិត្ត ដែលត្រូវបាន ផ្តន្ទាទោសឱ្យ ព្រលឹង ឈឺនិង ធ្ងល់ ខ្មៅងងឹត ដែលយើងលោក **Bob** - បំបែក ដោយ អារម្មណ៍ និង រាងកាយ គ្រប់ទីកន្លែង ជាច្រើនទៀត ចំហាយ នៃព្រលឹង ជា **root** ដាច់ទំនាក់ទំនង នេះមាន ភាពចលាចល ត្រូវបានរកឃើញ នៅក្នុងមួយ ផ្ទាំងសិលា ខ្លួន អ្នក អូស ដោយ ការគ្មានចំណាប់អារម្មណ៍ លិច នាពេលបច្ចុប្បន្ន អំពីថ្ងៃមួយផ្សេងទៀត ដែលបាន បំបែក ខ្សែសង្វាក់ ដែល ភ្ជាប់ មកខ្ញុំ ដោយការ ចេញផ្សាយ នេះក្នុង ពេល បន្ទាន់ ស្នើតែ មនុស្សគ្រប់គ្នា រំពឹងថា ប្រស្នា នៃជីវិត ជាគ្រា **bucolic** ដឹក។

ដុត ពិល , **fulminará** នេះជា ពន្លឺ និងជា អណ្តាតភ្លើង ដែល ឆេះ ភ្លឺ សម្រាប់អ្នក ក្រីក្រ បេះដូង របស់ខ្ញុំ , សេះ រលុះមួយ រង់ចាំ ដើម្បីទប់ស្កាត់ រីករាយជាមួយ ការទាំងអស់ នូវអ្វីដែល ខ្ញុំមានអារម្មណ៍ថា ដោយសារតែ អ្នកមានអារម្មណ៍ថា ដូចជាអ្នក មានអារម្មណ៍ថា នៅក្នុង ពេលវេលា ដ៏គ្មានទីបញ្ចប់ នេះដែល ពាក់ព័ន្ធនឹង ពេលកន្លងមក ជុំវិញ ហើយដែល បង្ហាញពី ជីវិតរបស់ ណាមួយដែល នឹងត្រូវបាន រស់នៅ។

បោកស្រូវ របស់យើងនៅក្នុង ការជួបជុំ វេទមន្ត នោះគឺ គ្រាន់តែ សម្លឹងមើល អ្នកហើយ ឃើញមុខ របស់ម្តាយ របស់អ្នក, អារម្មណ៍នៃ ភាពកក់ក្តៅ និងការ **tenderness** ទាំងអស់ ជូរចត់ គ្រាន់តែ ត្រូវការ បានតែ លើកឡើង ឱ្យខ្ញុំ ទៅរស់នៅ និងតែងតែ ឡើងទៅ មើលឃើញ អ្នកស្តាប់ ចលនា **scorching** នៃ បបូរមាត់អារម្មណ៍ដ៏ទាក់ទាញ សុភមង្គល តម្លាភាព មួយដែលជា អត្តន័យ ឱប មួយដែល រង់ចាំការ រស់ **it-** នៃ សហជីព យ៉ាងខ្លាំង ជាពិសេស ល្អដើម្បី មានបំណងចង់ឱ្យ អ្នកដែល ប្រាថ្នាចង់ ឱ្យមាន ការសប្បាយចិត្ត ដូច្នោះជា **petiz** មួយ ជា **root** ព្រោះ មួយ ចិញ្ចឹមបីបាច់ និងពង្រឹង មិត្តភាព នេះ គឺជាការ មានយស នៃសេចក្តីស្រឡាញ់ធ្វើឱ្យ បេះដូងរបស់ខ្ញុំ បានផ្តួល ល្បឿន របស់អ្នក។

ព្រះបិតា ជា ឪពុករបស់ អាល់ ពេល វេទមន្ត នៃការរៀន កាន់តែច្រើន ដែលមិនធ្លាប់មាន សង្ឃឹមថានឹង មានសេចក្តីស្រឡាញ់ កាន់តែច្រើន ដើម្បីមាន កូន ក្តីស្រឡាញ់ កាន់តែច្រើន គ្រាន់តែស្រឡាញ់ ម្តាយរបស់ កុមារ គឺ ឪពុកនិង កូនប្រុស តែងតែ យកចិត្តទុកដាក់ និងធ្លាក់ដៃ ផ្ទុះ ដ៏ធំមួយ កូនប្រុសរបស់ខ្ញុំ ខ្ញុំជាមួយនឹង អារម្មណ៍ ក្តីអំណរអារម្មណ៍ ស្រឡាញ់ ស្រឡាញ់និង ស្រឡាញ់ គឺជា កម្លាំង ដែលថា ក៏បានលើកឡើង យើងសម្រាប់ សេចក្តីអំណរ អស់កល្បជានិច្ច ឆន្ទៈរបស់ ស្រឡាញ់ , ការ ចែករំលែក , ការបង្រៀន មេរៀននិង ដោយសារតែ អ្នកទាំងពីរ ពោរពេញទៅដោយ សុភមង្គល ទៅនឹង អ្វីដែលយើង ប្រាថ្នាចង់ ក្លាយជា សិស្ស វ័យក្មេង ជាដៀងរហូតក្នុង មួយ ឪពុក ថ្មីថ្មោង។តើអ្នក មានន័យថា ដើម្បីស្រឡាញ់ អ្នក ខ្ញុំ មានអារម្មណ៍ថាអ្នក ដែលជា ពេល គ្នានៃ ការចប់បារម្ភ សំណួរ និង គ្រាន់តែជា តិចតួច ដោយសារតែខ្ញុំ **fascinates** ។ពន្លឺ របស់អ្នក

កគី សម្រាប់ខ្ញុំ តែងតែ រូបភាព **ecstatic** ក្នុងស៊ីម ដែលជាកន្លែងដែល **cabemos** ពីរប៉ុន្តែ អ្នកគឺជាអ្នក តែងតែ ដ៏ស្រស់ស្អាតបំផុត មួយៗចាកគ្នាយ មក ថ្ងៃរះ ដ៏សាមញ្ញ ក្នុងការគិតថា មានតែ អ្នកបំពេញ ដូចខ្ញុំ បង្កើន , អ្នក ទន់ភ្លន់ ពិត ឆ្លុត

ហែក

ថ្ងៃមួយគាត់ បាន បង្ហូរទឹកភ្នែក នឹង ដាក់ នៅក្នុងមុខ របស់អ្នក មិន **chorares** ច្រើនទៀត

សុបិន្ត ជ្រមុជទឹក យ៉ាងខ្លាំង ចង់បាន ភ្ញាក់ឡើង នៅកណ្តាល សម្បទ ដែលបានមកពី ការគេង ដែលនឹង មានរយៈពេល ប៉ុន្មានឆ្នាំ ខ្សែភ្លើង ដែលជា **sleepwalker** សុបិន យប់ នៃព្រលឹង មួយ ថានៅ ព្រលប់ ត្រូវលេខ នៃការ ចូល ស្រមោល និង ដាស់ ខ្មៅងងឹតនៃ ការបំភាន់ សុទ្ធនឹង វត្តភ្នំដើម ដែលជាការ ភ្ញាក់ អស់កល្បជានិច្ចនិងមើលឃើញ នូវអ្វីដែលវា ដេកជ្រៅ មួយថ្ងៃ នៅទីនោះ - ដើម្បីប្រាក ឡើងហើយ ជឿថា នៅក្នុង ទេវកថា នៃ សុបិន្ត តែងតែ ឈានទៅដល់ ហើយសម្រេចបាន មួយដុំ មួយទៀត ជា បន្ទាត់ ដ៏គ្មានទីបញ្ចប់ ជាមួយនឹង សញ្ញា របស់អ្នក

...

គូ

ចង់ ថើប មួយ គេង ដោយសន្តិវិធី ដែល **numbs** យើងនិង បំណង ច្រើន ប្រហែលជាមិន ចង់ ដឹង ផ្អែមក្នុង អ្នកហើយ អ្នកនិយាយ ពាក្យ ល្អនិង ធ្វើឱ្យ ការវាយដំ ការ ញ័រ នៃបេះដូង មួយ ដែលអ្នក គិតថាអ្នក តឹង , **intertwined** និង ការ **untied** មិនខ្ញុំជា បច្ចុប្បន្ននៅក្នុង សរសៃ ថា បេះដូងរបស់អ្នក **pumps'm** ដង្ហើម នៃខ្យល់ មួយដែលមាន ពន្លឺ និង ភាពច្បាស់លាស់ មិនដែលមាន ចង្វាក់ ដែលទទួលរង ឬ **beating'm** ដ៏អាក្រក់ ដូចជាទឹក ភ្លៀងនិង ដុំថ្មនៅក្នុង របស់អ្នក **sand'm** មួយ ដែលមិន ផ្តាច់ ងាយស្រួល និង **savoring** អ្នក ដោយគ្មាន អ្នកបញ្ជាក់ថា នៅទីនេះ ខ្ញុំមាន ពាក់កណ្តាល ក្នុងការស្វែងរក ពីហោប៉ៅ របស់គាត់ ចាប់ផ្តើម ស្រទាប់ **untied** រង់ចាំ ចង់ និងការ ប្រកួត ដែលមិន ធ្វើ ដោយសារតែ អ្នកមាន ស្បែកជើង របស់ អ្នកទាំងពីរ របស់ខ្ញុំ ខ្ញុំ មាន ដូចជា សេចក្តីស្រឡាញ់។

ជីវិត

នៅ អស់កល្បជានិច្ច ទុកវា នៅទីនោះ ទៅចុះ ហើយ បន្ទាប់មកមាន វិធីដែលមិនមាន ការប្រយុទ្ធប្រឆាំងនឹង វា នៅជុំវិញ វាឬ រៀបចំ វាជា ការ **burble** ប្រឆាំង អារក្ស និងការ រហូតឈានដល់ នៅក្នុងមួយ ចំណុច ប្រហារ ចិត្ត នៃការបង្កើត ការស្រមើលស្រមៃ , ឬគ្រាន់តែ គួរ ដាន មានការរីកចម្រើន នៃពណ៌បៃតងសម្លេង និង ជីវិត ចាប់ សម្លេង ដើម្បីរស់នៅនិង មានការរីកចម្រើន នៅទីនេះគឺជា ពិន្ទុ ដែលអ្នក តែងតែចង់ ចង្អុល ការ រស់នៅ យ៉ាងខ្លាំង

ស្រឡាញ់

មើលចុះ យ៉ាងលឿន បានរកឃើញ បំណងប្រាថ្នា ក្នុងការ ឈ្នះពានរង្វាន់ នេះវា នឹង ដុំថ្ម ហើយបាន ធ្លាក់ ក្នុង សមុទ្រ ប្រែនៅក្នុងនិង

plated ជម្រៅនិង layered ឃើញ ជំហរ

ជំងឺផ្តាសាយ ដែលចូល ហែលទឹក ដោយសន្តិវិធី និងការ abstracted ខ្ញុំបាន ឃើញថាខ្លួនខ្ញុំ ចូលរួម ជាមួយនឹង ប្រភព ទឹក ដើម្បី ទទួលបាន ការអនុម័ត ខាងលិច ទៅ គ្មានអ្វីដែល ភាគីម្ខាងទៀត គឺជាការលំបាក មិនដែល ដើរជាន់ ជំហាន ដូចគ្នានិង មុន ធ្វើឱ្យ បេះដូង របស់អ្នក លេង តន្ត្រី ដែល អំពាវនាវ ដល់អ្នក ខ្យល់សមុទ្រ និងដី ដើម្បីឈ្នះ គ្រប់គ្រាន់ដើម្បី ស្រឡាញ់។

ជញ្ជាំង

ប្រសិនបើវា ត្រូវបាន កើតឡើង មិន ដឹងថា ខ្លែងហើរ ត្រជាក់ ញាក់ bubbly ប្រមាថ ចិត្ត នេះហើយ បានលក់ ព្រលឹង អាវុធ បរិសុទ្ធ ដោយគ្មាន វិធី អារម្មណ៍ , បានចងទៅនឹង រូបកាយមួយ ដែលនឹង hallucinate និងត្រូវបាន មិនដែល យាងមក ដោយសារតែ ព្រលឹង មិន អាក់អន់ចិត្ត superioriza ការប្រាក់ប៉ុន្តែវាជា បរិសុទ្ធ នោះហើយដែល លេចធ្លោ លាតត្រដាង ជាន់ដូង បិទជិត មធ្យោបាយ ពី ajar ទៅ ថាជាមួយនឹង subjugation និងការ ការបំភាន់ កើតឡើងពី ផ្តរលាន់ ធំអនេក ដែលបាន និងអ្វីគ្រប់យ៉ាង ឈប់ នៅពេលដែល ពន្លឺ នៃ ផលប៉ះពាល់ នោះទេប៉ុន្តែ ជំងឺនៃ វិញ្ញាណ តម្រូវការ ទាំងនេះនៃ រាងកាយនិងមនសិការ ធ្លាក់ យើងចូលទៅក្នុង ទីពេញបំផុត នៃខ្លួន និង ពួកលេវី ផ្តល់ខ្លួនរបស់គាត់ , និង នៅតែ ជាការ បន្ថែម ដែលបាន រំខានដល់ អារម្មណ៍ និងការ ជំងឺនៃ វិញ្ញាណ ដែល ជា ដុំសាច់ ដែលមាន ការឈឺចាប់ បានស៊ីទ្រាំ និងរបៀប ធ្វេសប្រហែស ដែល មានប្រសិទ្ធិភាព និងផលប៉ះពាល់លើ ដែលជា ម៉ែត្រ ចេញហើយ ដើរ គឺកិច្ចប្រជុំ នៃព្រលឹង វិញ្ញាណ ទេនោះរូបកាយ ក្រុម ចូលទៅក្នុង ការរស់នៅ ដែលជាកន្លែង អ្វីគ្រប់យ៉ាងដែល កត្តា អស្ចារ្យភាព ឬដោយសារតែ រាងកាយ មិនអាច ទ្រាំ បានអង្រួល អាចយុ ជំងឺនៃ ជំងឺ ហើយបន្ទាប់មក ស្មារតីនៃ ខ្លួនឯង និងអត្តសញ្ញាណ នេះបាន មកដើម្បី នឹងឆន្ទៈ របស់យើង ទេប៉ុន្តែ រំខានព្រលឹង និងនៅ កំពូល នៃ ការគិត លើ ស្មារតី អំពើ ពុករលួយហើយ លុកលុយរាតត្បាត នេះ សុទ្ធ ជាការលំបាក ដ៏ខ្លាំង ដែលជា ជញ្ជាំង អាច ជាការ លោត ។

ចូរគិត

រាវ មួយ ចាក់ ការស្រមៃស្រមៃ , ជំងឺដាច់សរសៃឈាមខួរក្បាល នៃការ ឆ្លុត ដាក់ខ្លួន គួរឱ្យចាប់អារម្មណ៍ មួយនិង រុក្ខា មួយដែល វាគាំទ្រ អាជីវកម្ម តាមរយៈការ ផ្ទឹម ភាពសុខដុមនិង វេទមន្ត មួយដែល លុកលុយ រាងកាយនិង penetrates បាន សន្លប់ ដឹង ពិភពលោកនៃ ការបង្ហាញខ្លួន បាន ឃើញ ការរស់នៅ បានក្លាយទៅជា ភាពស្រស់ស្អាត មួយនៃការ ដំបូរសុទ្ធ និងការ ដង្ហើមក្រុមហ៊ុន Infinity បានក្លាយទៅជា ព្រំដែន ដែលអាចមើលឃើញ រវាង ពាក្យនិង ពន្លឺក អារម្មណ៍ និងធ្វើសកម្មភាព ដោយមិន គិត កែប្រែ មូលហេតុ របស់អ្នក ឱ្យគិតនិង ស្រមៃ ធ្លាប់ផ្តល់ superiorize ការ , ការ គិត និងការ សម្តែង ក្នុងការ ផ្តាសាយ។

មិត្តភាព

twilight នៅ dusk មើលឃើញ ទាំងអស់ កើតឡើង នៅ ជម្រក ឆ្ងាយពី សត្រូវ ស្រមៃស្រមៃ ដែលជា ការប្រយុទ្ធ នឹង ឆ្លងកាត់ បទឈប់បាញ់ មួយដែលមាន សន្តិភាពនៃចិត្ត ងាក ស្ងប់ស្ងាត់ នោះ យប់នោះ ត្រូវបាន ធ្លាក់ចុះ ហើយខ្ញុំ ចាប់ផ្តើមមានអារម្មណ៍ ថា មានអា

រមួណ៍ ប៉ះ នឹង ស្បែក ទន់ ដែលនិងថាមពល **ageless** មិត្តភាព ដ៏បរិសុទ្ធ កាន់តែខ្លាំង ជាង កាយវិការ នៃ ចំណង់ចំណូលចិត្ត ស្រឡាញ់ ឬ សេចក្តីស្រឡាញ់និង អ្វីដែល សំបុក គ្រាន់តែជាការ ប៉ះ នៃ មេដៃហើយ គ្រាន់តែ ស្រមៃថា អ្វីដែលវា មានអារម្មណ៍ដូចជា ខ្សែសង្វាក់ និងបានចំណាយ ថាមពល ទាំងអស់។

រៀន

ចែងចាំង និងការ ចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹង ទឹក កំពប់ ជួបដោយចៃដន្យ ពិតជា អាចអូរ ឬ **affronted** ប៉ុន្តែការ អង្គុយ ក្នុងស្ថានភាពនៃ ការជូនដំណឹង មួយ ដោយគ្មាន ការ យល់ យ៉ាងហោចណាស់ មើលចុះ កង តិចតួចបំផុត ដែលជា ទីក្រុង ទាំងមូល យល់ច្រឡំ ដូច្នេះ ឬ ការយល់ច្រឡំ មិនដឹងថាគេ វាត្រូវបានគេ សម្រេចចិត្ត ទេប៉ុន្តែ វាទាំងអស់ ធ្វើឱ្យយល់បាន នៅនៅពេលដែល មានសេចក្តីរីករាយ ដ៏សាមញ្ញក្នុងការសរសេរ អ្នក សំណើដែល មិនត្រូវបានទាមទារ ពេលវា កើតឡើង ដែលនៅសល់ ក៏រសាត់បាត់ និងអ្វីគ្រប់យ៉ាង បានមានអារម្មណ៍ និងបានឃើញ ទេ

ប៉ុន្តែ គ្រាន់តែ សម្លឹងមើលទៅ អាស និងសរសេរ បកប្រែ , **assimilate** ការដឹកជញ្ជូន ការរៀន និងការបង្រៀន ឃើញ ដង្ហើម ដុះ ជាមួយនឹង ខ្យល់ហើយបន្ទាប់មក បាត់ ហោះហើរ **7** សមុទ្រ **poisando** បានឱ្យដឹងថា ដោយ បាននិយាយថា ស្រាប់តែ ធ្លាក់ចុះ ដែលត្រូវបាន ចាក់ប្រាំទៅ ជាមិត្តភក្តិ របស់ មិត្តភក្តិ នោះទេ ថាមិត្តភក្តិ ដាច់ ប៉ុន្តែមិន អាចមើលឃើញ គឺជា ការព្រមាន មួយ គំនិតនៃ ទេពកោសល្យ ដែល រុយ រត់ , រត់ និង ស្រមៃ នៅទីនោះ មិនប៉ុន្តែតែងតែ ឃើញ ត្រូវបានកើត ជាថ្មីម្តងទៀត មួយថ្ងៃ មួយគ្នា គិត តែប៉ុណ្ណោះ ដោយសារតែ រួចទៅហើយ នៅថ្ងៃនេះ ឥឡូវនេះគឺជា ពេលអនាគត និង ការលំបាកក្នុង ការសរសេរ ពីការ រីករាយ កក់ក្តៅ ដ៏សាមញ្ញ ឡើងនិង ខាងលើទាំងអស់ បង្កើតនិង ស្រមៃ និងការ បង្កើត ជាថ្មីម្តងទៀត និងត្រឡប់មកវិញ ចូលទៅក្នុង កន្លែង ដែល មិនបានចាកចេញពី វានោះទេប៉ុន្តែ នៅពេលដែល វាមាន រួចទៅហើយ សម្លឹងមើលទៅ នាឡិកា បច្ចុប្បន្ន និយម ហេតុការណ៍ ទាន់ពេលវេលា និង សាក្សី ត្រូវបាន សេវាកម្ម និង អារម្មណ៍ តែមួយគត់នៃ ការមានអារម្មណ៍រីករាយ ដែល បានភ្ជាប់មកជាមួយ ការរលាយ និងការ ងងឹត ធម្មតា ដូច្នេះ ជាអ្វីធម្មតា ដូច្នេះ ហើយមានតែ

គ្រាន់តែឡើង ដំបូងនិង ការភ្ញាក់ និង យប់ ងងឹត និង ពន្លឺ វេទមន្ត ហើយ អនុវត្តជាក់ស្តែង ត្រូវបានគេ **levitating** និងការ ថែទាំ មួយជាមួយនឹង ភាគខាងជើង ដែលជា ការពិតណាស់ **shrill** និង **shimmering** របស់ នាងគឺ ថា ចំណុចមួយ ជាមួយនឹង

ការត្រឡប់មកវិញ និងសមុទ្រ ពិបាក មួយ ក្នុងការស្រមៃ គឺជា ដំណឹង កំហឹង យ៉ាងខ្លាំង នៃមហាសមុទ្រ ដូច្នេះ ថានេះ ដោះស្រាយ បាន ធ្វើដំណើរ ដោយខុសច្បាប់ ដោយគ្មាន ម៉ាស៊ីន ត្រូវបានគេ បាល់ កាដេ ត្រីកោណ ប្រញាស ដែលជា សាដីជ្រុងមួយ នៃ

sarcophagus នៃគំនិត ព្រលឹង ស្លាត មួយ ... ដូចជា ការរស់នៅ បានបំភ្លេចចោល ជាមួយ នឹងនៅលើ វិបសាយត៍ រូបភាពនៃ ស្លឹក ដែល មិន ស្អិត មួយការផ្គត់ផ្គង់ របស់ខ្លួនដើម្បី បិទ និងការ សរសេរ នៃភពផែនដី របស់យើង ជាអ្វីរាល់ ក្តាយរណប អង់គ្លេស ឬ ខ្សែស្រឡាយ តែមួយ ដែល រក្សាបាននូវ ទំនាក់ទំនងជាមួយ ភព ដទៃទៀត និងការ ធ្វើដំណើរ ការជា ដើមឈើ ដែលពួកគេ ត្រូវបានកើត សាខា និងផ្កា សួន ចាំង ថ្ងៃទាំងអស់ គឺដូចជា ពន្លឺ ក្នុង មួយពន្លឺព្រះច័ន្ទ នឹងកើតឡើង ហើយបន្ទាប់មក លោត មួយផ្សេងទៀត បូក បង្រួប ដើម្បីមើល ក្មេង ដែលកើត និងជាពិសេស មើល វា រីកលូតលាស់និង រៀននិង រៀន អ្វីគ្រប់យ៉ាងដែលអ្នក បានឃើញ និងធ្វើសកម្មភាព ផ្លាស់ប្តូរ បាន, ថា ជាភាសា របស់កុមារ គឺមាន កំពូល ស្បែកទន់ របស់កុមារ ទាក់ទងទៅនឹងដំបូកម្តាយ និងការបង្រៀន ដោយសារតែ ការសហការគ្នា សង្កត់ការណ៍ ទ្វេដងនៃ ការរៀននិងការ រៀននិង ដឹងថាជា ឃ្លោះ ដែលមាន គូ ដែលក្នុង ការរៀនសូត្រ ទៅវិញទៅមក គឺមាន អណ្តូងដី ច្រើននិង បញ្ហាប្រឈម

របស់អ្នកនឹង កើនឡើង ហើយអ្នក តែងតែ រៀននិង ដឹង ណាស់ ការផ្សាយបន្តផ្ទាល់ មួយ។

ខ្ញុំ មានអារម្មណ៍ថាមាន ការអនុវត្តទទា ដែលរារាំង ខ្ញុំទៅមើល ទៅដូច ជាមនុស្ស ពិតប្រាកដជាមួយនឹង ការប្រព្រឹត្ត ដ៏ល្អមួយ ប៉ុន្តែតែងតែ ជាការ

clown'm ក្រៀមក្រំ ញញឹម ក្លែងក្លាយ នៅក្នុង សេចក្តីអំណរ មិន អនុលោម ទៅខាងក្រៅ មានអារម្មណ៍ ទសភាគ ដែល ធ្វើឱ្យខ្ញុំ ចេញពីកន្លែង ធម្មតា និងត្រូវ ធ្វើដំណើរ និងការ ស្នាក់ នៅចំណុច មួយ**dista** ទស្សនៈ របស់ខ្លួន ដែលជាកន្លែងដែល មានអារម្មណ៍ថា ជាការ

បោះជំហាន ទម្លាប់ បាត់ភ្នែក ធម្មជាតិ ប៉ុន្តែជា សត្វមួយ មានអារម្មណ៍ថា ការ សាហាវ សាហាវ និងល្បឿន ចាប់ផ្តើម ច្របាច់ និងសម្លាប់ ដូចជាកម្លាំង ខាងក្នុង តំរូវទុកជាមុន ទៅនឹង ការបរាជ័យ នៅពេល នេះនិង នៅក្នុងការជាមុន និងនៅលើ ដំណើរទស្សនកិច្ច មួយដោយមិនមាន ដាន គឺរូបភាព ការបះបោរ , ស្តាប់ ហើយពិតណាស់ បាប ឃើញ ស្បែក ក្នុងកម្រិត សីតុណ្ហភាព ស្ថានបរមសុខ មក ការ **marigold** ស្រស់

រីករាយនិង ដ៏ស្ងប់ស្ងាត់ មួយដែល និយាយថា ឈប់ លូតលាស់ និងដុះ , ការកើនឡើង អំពើហិង្សា នេះគឺគ្រាន់តែ ជាពេលវេលាមួយ ដែលអាក្រក់ ទាំងអស់ សាហាវ ដែលត្រូវ បានឈានដល់ និង ធ្វើឱ្យប្រសើរឡើងភ្លាមនោះ អនុញ្ញាតឱ្យ អ្វីទាំងអស់ ឬ គ្មានអ្វី រំខាន និង សន្ទុះ បរិសុទ្ធបំផុត ប្រាប់អ្នក ធ្វើឱ្យមាន សំលេងរំខាន ខ្យល់និង ដាក់ ឱ្យអ្នក គិតថាខ្ញុំ នឹងឈ្នះ វាទាំងអស់ ដោយគ្មាន ការភ័យខ្លាច ដោយគ្មានការ ដែលមិនធ្លាប់មាន រៀនមិន ឱ្យទៅរស់នៅ ជាមួយនឹង អន្ទាក់ ដែលស្តាប់ អ្នកមាន មិនមែនជាអ្នកត្រូវបានគេ , នៅក្នុងខ្លួនឯង ជាមនុស្ស របស់អ្នកអ្នក ឃើញថា ការប្រព្រឹត្ត ល្អនិង ធ្វើឱ្យអ្នក សម្តែង នៅលើផែនដី ដើម្បីទម្លាក់ ម៉ែប សួរ ប៉ះ ថា ព្យាណូ ដោយសារតែខ្ញុំ មានផែនការ មួយដែលយើង នឹងមិន ទទួលបានដើម្បី ចាប់ផ្តើម ការពារ សម្តែង អោយអ្នក និង រុយ ផ្ទះល្វែង និងការ ហោះហើរ នៅលើ **thundercloud** នោះគឺលក្ខខណ្ឌ

ពហុ ហ្វាក់ត្រី ដែលធ្វើឱ្យ យើងនៅក្នុង ភ្លៀង ដេញថ្លៃ ខូចចិត្តទាំងស្រុង និងផែនដី មានសំណើម មុខ ដ៏ស្ងប់ស្ងាត់ អាន ហាក់ដូចជាមាន ច្រើនពេក ដោយមិន វិស្វកម្ម ស្ថាបត្យកម្ម នៅក្នុងអំណាច របស់ខ្លួន ក៏បានលើកឡើងពី ការ អស្ចារ្យ ដែលជា លំបាកសម្រេច ប្រាកដនិយម ទេវព្រះ យើងមាន អំណាច ទាំងអស់ដែល យើងជឿ, ខាងលើទាំងអស់ មានមួយ ជុំវិញ កញ្ចក់ ងងឹត ទេប៉ុន្តែ តោន ជក់បារី មានតម្លាភាព ពិតជា មានតម្លៃ គឺដូចជា ផ្កា មាន ទឹក ពួកគេ ជាទិច ហើយ អ្វីដែលជា គ្រាប់ពូជ ដុះនៅក្នុង ចិត្ត មានភាពខុសគ្នា ពីការ ដូចគ្នាដូច ដែលយើង ទាំងអស់គ្នាមាន

សភាគគតិ និង សាហាវ ណាស់ ដែលបាន ព្រលឹង របស់មនុស្ស ក្រៅពី **potion** សមរម្យទមន្ត ដែលជា ផ្លូវរូងក្រោមដី ដ៏ចោក ដែលក្នុង មួយមើលឃើញ ធាតុ ពន្លឺមួយ នេះហើយ ដែល ជាការ បន្តចបង្ហាក់ ចុងបញ្ចប់ នៃ នរកអវិចី ទាំងអស់ដែល យើងមាន បានរឹបអូស បរិសុទ្ធនិង សម្លាប់។

មើលចុះ គ្មាននរណាម្នាក់ ឈ្នះ នៅក្នុងពិភពលោក របស់ពួកគេ ឆ្លងកាត់ ផ្លូវរូងក្រោមដី នេះត្រូវបាន ផ្សាយបន្តផ្ទាល់ ការបញ្ចូល ពន្លឺនិង បំភ្លឺ ផ្លូវរបស់អ្នក ដោយសារតែ អ្វីដែលយើង មានគឺជា ខ្សែ ជីវិតនិង ដែលត្រូវ បានធ្វើឡើង។

ស្រឡាញ់ ទទួលរង សេចក្តីស្រឡាញ់ យ៉ាងជ្រាលជ្រៅ ត្រូវបានគេ មានអារម្មណ៍ថា បានបំភ្លេចចោល ផងដែរ ពាក់កណ្តាល បាត បានបាត់បង់ ការរៀបចំគ្នានិងការ រស់នៅ ។

រហាំង ដែលរស់ នៅទីបញ្ចប់ ពីរបៀប ដើម្បីបញ្ចប់ការ ទាំងអស់និង ចុង ឃើញ ពិតជា មិនមានអ្វី ជាការ ប្រាកដ ថាមាន អ្វីសោះ បញ្ចូល បន្ទាត់ តូច និង បន្តនៃ ព្រំដែន ដែលមិន មើល និរន្តរ៍ មួយដែល កាន់តែ មិនច្បាស់លាស់ ដូច្នេះជា បន្ទាត់ដែល មាន ចំណុចពីរច្រើន និង តែមួយគត់ ដ៏មានតម្លៃ ប្រឈមមុខនឹង ការស្តាប់នេះ ត្រូវបានមក ជាការ យឺត ដង្ហើម អ្វីគ្រប់យ៉ាងដែល ជាការ មានអារម្មណ៍ថា ដោយសារតែ ពួកគេមិនដែល បា

នឃើញ មុខ ផ្សេងទៀត ទេប៉ុន្តែ ដើម្បី លាក់បាំង ងងឹត នេះ។

ការចងចាំ

ដ្បិតបងប្អូន បានរងទុក្ខលំបាក សម្រាប់អ្នក មានអារម្មណ៍ថា ស្រឡាញ់អ្នក ជាមួយនឹងអ្នក រស់នៅ មិន ស្រឡាញ់ មួយផ្សេងទៀត ដែលបាន បើប ក្នុងការ ដែលអ្នកបានឃើញ ក្នុងអ្នក មកចូលទៅក្នុង សេចក្តីស្រឡាញ់ ដែលនឹង មិន តែងតែ ចាំ មានអារម្មណ៍ ដូច្នោះជាច្រើន រងការឈឺចុកចាប់ អ្វីច្រើន មានគន្លុះក្នុងការ ស្តាប់ ចំពោះ អ្នកតាមរយៈ ខ្ញុំសម្រាប់ អ្នកសរសេរ ដូច្នោះ ថាខ្ញុំបាន រងទុក្ខនឹងបានសុគត និងមិន បានសម្រាប់អ្នក ដែលមិន ឆ្កាប់មាន គ្រាន់តែ មានអារម្មណ៍ថាបាន បាត់បង់។

ស្រឡាញ់ នៅ ពេល ដែលបានផ្តល់ឱ្យ ហាក់ដូចជា នៅឆ្ងាយ តែប៉ុណ្ណោះ ឆ្ងាយ មួយថ្ងៃ ពី សេចក្តីស្រឡាញ់របស់ នរណាម្នាក់ ស្រឡាញ់ រួចទៅហើយ។

ការផ្ទុះបញ្ចាំង

កំពុងរង់ចាំ អ្វីមួយដែល បានកើតនៅក្នុង កញ្ចក់ គឺ ខ្ញុំនិង ផ្ទុះបញ្ចាំង របស់ខ្ញុំ ផ្ទុះបញ្ចាំង គ្រាន់តែជារបៀប ល្អនិង មិនត្រឹមតែប៉ុណ្ណោះ ក៏មាន ការផ្ទុះបញ្ចាំង រូបភាព របស់ខ្លួន ដោយគ្មាន កញ្ចក់ សាមញ្ញនេះ ត្រូវបាន បញ្ជូន។

ច្បាស់ណាស់ យប់ នៅយប់ ងងឹត ជាការ ច្បាស់លាស់ដូចជា ព្រឹកព្រលឹម ដែលជាកន្លែងដែល ជ្រុង ដោយ ការទាក់ទាញ របស់អ្នក ក្លាយ ជាការពិត ដែលថា បក្សី ហូច រុយ និងបំណងប្រាថ្នា ទាំងអស់ដើម្បី សេរីភាព។

ការសរសេរ

ខ្ញុំ . . . និង ល្អ កាន់តែច្រើន ដែលអាច មានតួនាទី មួយនិង បីចម្រុយ ទ្រាំ ជាពិសេស ប្រាថ្នា តែមួយគត់ដើម្បី ការគិត

ឆ្លងកាត់

ស្តាប់! បាទ វាគឺជា ការចាប់ផ្តើម នៃការបញ្ចប់ ការចាប់ផ្តើម នៃការ **volte** មុខ ដោយគ្មានការ ជូរចត់ នោះទេ ប៉ុន្តែដោយគ្មានការ ថ្នាក់ថ្នម គឺជា ដំណើរទស្សនកិច្ចនេះ បានធ្វើឱ្យ រូបភាព នោះទេហើយ ដោយគ្មាន ភាពក្លាហាន ប្រឆាំង ទាបបំផុត និងខ្ពស់បំផុត នេះគឺជា ពេលវេលាដើម្បី ចាកចេញ ឬការ ស្នាក់នៅក្នុង កន្លែងនេះ នឹកស្មានថា អ្វីគ្រប់យ៉ាងនិង អ្វីទាំងអស់ជួនកាល លោកបានចេញពី បានទៅ ដែលនិយាយថា មិន ខ្លាច ក៏មិន ញ៉ាំង ធ្វើដំណើរ ត្រឡប់មកវិញ ពិភពលោក បាន **immersed** នៅក្នុង ជម្រៅ នៃភាពស្រស់ស្អាត ដែលថា ទាំងអស់ នេះ ខ្ញុំមាន បាត់ បំផុត នោះ គឺត្រូវ ទាំងអស់ហើយ ខ្ញុំ ចង់បាន អ្វីឡើយ នៅពេលដែល នឹងចាកចេញពី គ្មានអ្វី នឹងយកនោះហើយជាអ្វី ដែលខ្ញុំបានគិត ។

Abyss'm ជំរាល ដែលជាកន្លែងដែល គម្លាតនេះ គឺជាចុងបញ្ចប់ នេះ។

រង់ចាំ ហើយគាត់ បានធ្វើដំណើរ បានយ៉ាងល្អ និង មានបំណង ចង់ លោត រំលង និងការជក់បារី បាន ដើរ ដោយគ្មាន គោលដៅ រម្ង ថប់អារម្មណ៍ រ៉ូប្រូល ទៅតាមអាយុ បើទោះបី តែងតែ រស់នៅក្នុង របៀប **ansiosissimo** រង់ចាំការ អ្វីមួយ យើងតែងតែ ចង់បាន អ្វីមួយ

, អ្វីគ្រប់យ៉ាង នៅក្នុងយើង ឈរ ជាការ ស្ម័គ្រចិត្ត ដោយអចេតនា។

ជណ្តើរ

ខ្ញុំបានអង្គុយ **equacionei** ទេប៉ុន្តែ លទ្ធផល មិនត្រូវបាន បិទ ទៅនឹងការ រំពឹងទុកថា ធ្លាក់ចុះ ជណ្តើរ និងការកាត់បន្ថយ រវាង ពន្លឺ និង ងងឹតនិង មើលចុះ វិភាគប្តីង ដែលគាត់ សមយុទ្ធ ជាលើកទីពីរ ដោយស្ម័គ្រចិត្ត នៅទីនោះ ដែល បានកើនឡើង និងយឺត បានចុះ មិន ធ្លាក់ចុះ ។

ការិយាល័យកណ្តាល

បង្វែរទឹកកក មួយ វិចារណញ្ញាណ ឬ ការបំផ្លាញ , គំនិតនោះគឺជា ភាសាផ្ទះ ដ៏ស្រស់ស្អាត ពី ទូរទឹកកក អាហាររដ្ឋាន និង នាំយក ទៅឱ្យ ការិយាល័យកណ្តាល ក្នុងតំបន់ និងអ្វីគ្រប់យ៉ាង បាន ផ្អែក និងអត្ថិភាព ដ៏អស្ចារ្យ ។

គ្មានឆន្ទៈ ដើម្បីបញ្ចប់ការ បញ្ចប់ ដូច្នោះនាង គឺ ស្តាប់ ពាក្យ លើសពី ឃើញ រន្ធត់ ដែលជា អ្នកឈ្នះ នេះ ជាថ្មីម្តងទៀត មិនចង់ទៅ ហើយដូច្នោះ ខ្ញុំមាន ហើយខ្ញុំ ខ្លី

sol

អ្វីដែលបាន កើតឡើង មានអារម្មណ៍ថា ខកដោយ ថ្ងៃរះ ឈ្ងុត មួយដែល បានមកជាមួយ នៅពេលព្រលប់ រស់នៅ , ឡើងវិញ និងការ កើត ហ្នឹងហើយ ព្រះអាទិត្យ ដ៏មានអានុភាព។

កើត នៅ ពេលនោះ វាងនន នៃ ផ្សែង នោះ ទីនោះគាត់ ត្រូវបានកើត ដោយមិន ឃើញ ព្រឹត្តិការណ៍ **parchment**, វាគឺជា មួយភ្លែត និង ការ **slab** ផ្លាស់ទី ទៅឆ្ងាយ ហើយបានតែ គ្រាន់តែដើម្បី រស់នៅក្នុងជីវិត មួយផ្សេងទៀតសម្រាប់ រូបភាពមួយ គឺសាមញ្ញ មើលឃើញ គ្រប់ ពេល ក្នុងរូបភាព របស់គាត់និងបាន កើត

ទឹកអប់ កំពុងសម្លឹងរកមើល ក្លិន នៃការ **insanity** នោះ ឆ្លុះ ធ្វើទារុណកម្ម នៃការគិត ដោយគ្មាន ទាំងអស់ មានទំនាក់ទំនង ក្តី កំប្រាបេះដូង , ការឈឺចាប់ នៃសេចក្តីស្រឡាញ់ មួយដោយ អ្នកដទៃទៀត ជាច្រើន ដែល ឈឺណាស់ រូបរាងនិង សម្លាប់មនុស្ស នាំមុខ បំណងប្រាថ្នានិង ងការ ចង់បាន គ្រាន់តែ មួយ ពេលពេលវេលាដែល បានមកពី ការគិត របស់អ្នក , ទាំងអស់ប្រហែលជា មាន មិនត្រឹមតែជា រូបភាព គុណធម៌ ប៉ុន្តែដោយសារតែ រូបរាង ឬ ម៉ាស៊ីនត្រជាក់ ចិត្ត មិនស្តាប់ នៅក្នុងពេល នៃអត្ថិភាព រាងកាយ ទាំងអស់ ហើយភ្លាមនោះ អ្វីគ្រប់យ៉ាងទៅ បិទ ឬអាច ដឹកនាំ។

ស្តាប់ ដែលរស់នៅ

រវាងជីវិត និងសេចក្តីស្តាប់ ? លោកអ៊ុច ! ការអភ័យទោស , វាត្រូវ បានដាក់នៅ ? ជាក់ស្តែង អ្នកដែល មិនដែល បានសំលាប់ ? មនុស្សគ្រប់រូប បានចាកចេញ ទៅរស់នៅ ពេល មួយទាំងអស់ដោយគ្មាន ករណីលើកលែង ជាការ ស្តាប់ ឆាប់ គិតថាយើង នឹងត្រូវស្តាប់ ក្នុងពេលឆាប់ នេះហើយ

យប់ឆាប់មក យើងរស់នៅ គឺជាដូច្នោះ , គួរឱ្យអស់សំណើចណាស់ មានសត្រូវ

Leaver

មិត្តភក្តិ ជាទីស្រឡាញ់ ... ខ្ញុំសរសេរ ភ្លាមពេក ... អ្នកត្រូវបាន បាត់បង់ទៅ ... មិត្តភក្តិ គឺចេតច របស់ខ្ញុំ ... យប់នេះ ព្រលឹងខ្ញុំ យំ សម្រាប់អ្នក ... ! យក បេះដូងរបស់ខ្ញុំ មានឱកាស មួយ ... សូម អភ័យទោស ឱ្យខ្ញុំ ជាមិត្តភក្តិ របស់ខ្ញុំ ... សេរីភាព របស់ខ្ញុំ នៅភ្លាម ... បានបាត់បង់ នៅក្នុងស្ថានសួគ៌ ... អ្នក ត្រូវបានគេយក ... សេចក្តីរីករាយ return'sa ... ស្ងាត់ ដូច្នោះ ... ភាពស្ងប់ស្ងាត់ , ពាក់កណ្តាល-way ដែលបានស្លាប់ ទៅ ... ត្រូវបាន លើកលែងទោសអោយ ... ពាក្យចុងក្រោយ ...

ខូច

ប្រសិនបើមាន សារធាតុគីមី ឱ្យខ្ញុំ ព្រលឹង របស់ខ្ញុំ គ្មានអ្វី នឹង នៅតែ ជាការសម្ងាត់ បូក កំទេចកំទី , ស្គាល់ ដ៏ល្អអស្ចារ្យ ។ ផុតពី វិទ្ធង្សនា មួយដែល អណ្តែត ខ្លួន នៃពេល មួយផ្សេងទៀត ជាពិសេស ។

ចូរមាន

សំឡេង មួយ, បេះដូង មាត់ មួយ ប៉ះ ទន់ភ្លន់ ដែលជា ក្តីសុបិន្ត ពណ៌ មួយដើម្បី រីករាយ នៅ ពេល , អស់សង្ឃឹម តែមួយគត់និង បានបំផុសគំនិត ពី មុតស្រួច មួយដោយមិនមាន ចម្ងាយ ដោយគ្មាន ដែនកំណត់ តស៊ូ កាត់ មួយ លើសពី ការស្រមើលស្រមៃ ដែលថា រូបភាព នៃ ឈាម chick ពណ៌ក្រហមនិង រលាក ដោយ ការឈឺចាប់ អារម្មណ៍ មួយ, វា មិន មានការ ផ្អែប មួយប៉ុន្តែ ការពិត ចក្ខុវិស័យ មួយនៅពេល ផ្សេងទៀតដែល ទទួលបាន ការរួមគ្នា ហើយយើង ជឿថា ការអនុម័ត និងការ លើកទឹកចិត្តឱ្យ រូបរាង នៃជីវិត មួយ ធាតុក្បត់ បញ្ជាស និងការ ផ្ទុះបញ្ឆាំង ។

នៃការទាំងអស់ ឈឺចាប់ ដែលខ្ញុំ មានអារម្មណ៍ថា ខ្ញុំជាកម្មសិទ្ធិរបស់ នរណាម្នាក់ ដោយគ្មានការ អាណិតអាសូរ ភ័យខ្លាច ព្រលឹង ឆ្អុត, passionless និងបរិសុទ្ធ ដោយគ្មាន ថ្នាំង បច្ចុប្បន្ន មួយប៉ុន្តែ intertwined និង សាមគ្គីភាព មួយផ្លូវ មួយ មុននិង មាន ឆន្ទៈ និងមាននៅ ចុងបញ្ចប់ ត្រូវបាន មិនមានអ្វី ...

អវត្តមាន

ប្រសិនបើមាន ការប៉ះនិង មើលឃើញ ពិភពលោករបស់អ្នក នឹង ទៅជាមិនបរិសុទ្ធ ដោយគ្មានការ ប្រែប្រួល ប៉ះ ជាមួយ គ យ៉ាងហោចណាស់ក៏ ជឿថា មាននរណាម្នាក់ ហួសពី ការពិត របស់ខ្ញុំ។ ភាពទុក្ខព្រួយ របស់ខ្ញុំ គឺសាមញ្ញ ដូចជាការ ទទួល សុភមង្គល ទាំងអស់ ជាការ លំបាកសម្រេច ។ ដោយ វេទមន្ត ដោយគ្មានការ រឿង នៅក្នុងថ្ងៃ ដែលអ្នកនិយាយ ជាមួយ ពាល់ ខ្ញុំមានអារម្មណ៍ របៀបដែល អ្នកមើល ខ្ញុំនិង មើលឃើញ ខ្ញុំជា នរណា ហើយមិនមែន ជាអ្វីដែល ខ្ញុំនឹង នៅជាប់នឹង អ្នក។ ការ ឈឺចាប់ ដុត ប្រកួត ដុត ក្នុងខ្ញុំ ដែលបញ្ចប់ នៅពេលដែល ទាំងអស់ ដុត ។ មិនដែល បានយក អ្នក ដោយវិធី នៅក្នុងអ្នក នឹង និយាយថាអ្នក រងទុក្ខ ដោយសារតែអ្នក មិនដែល បានចាកចេញពី គាត់ហើយគាត់ ដឹងថា ស្រឡាញ់អ្នក

កនិង តែងតែ ស្រឡាញ់អ្នក . . .

ក្នុងលេខនេះ

ខ្ញុំស្រឡាញ់អ្នក ច្រើនជាង អ្នកដែល ចិត្តខ្ញុំ អាចផ្តល់ . . .

ខ្ញុំ ដកដង្ហើម ចេញ | អ្នក បំផុសគំនិតអ្នក | ខ្យល់ ដូចគ្នានេះ | ការស្រឡាញ់

ខ្ញុំពិតជា ពណ៌ទាំងអស់ ដើម្បីគ្រូ ពិភពលោក របស់អ្នក . . .

សម្រាប់ខ្ញុំ សម្រាប់អ្នកនិង សម្រាប់អ្នកដែល ចូលចិត្តខ្ញុំ

ថ្ងៃមួយ

ដាំ ជា root នៅក្នុងចិត្ត របស់ខ្ញុំ នៅថ្ងៃនេះ, មែកធាងនេះ

វាត្រូវ បានគេហៅថា សេចក្តីស្រឡាញ់ សម្រាប់ជីវិត ដែលមិនធ្លាប់មាន អាចត្រូវបាន រំហែក ដោយសារតែគាត់ បានរស់នៅ ក្នុងរយៈពេល ឱ្យខ្ញុំ

ប្លែង

gleaming តុល្យភាព នៃអំណាច ដែលបាន ផ្លាស់ប្តូរ ការពិត។

បន្ទះ អគ្គិសនី គ្រប់គ្រង តំណែង នេះនិង គោលដៅ នៃអំណាច សកល។

ពន្លឺព្រះអាទិត្យ

បំភ្លឺ ពោះវៀន

obscure ធម្មជាតិ នៅលើផែនដី នេះ។

ប្រភពពន្លឺ ដូច ដំណក់ ធ្លាក់ លើដី ដែល ជាប្រភព នៃជីវិតនិង ពន្លឺ។

បង្គោលភ្លើងហ្សាវ

ជានិច្ច កំពុងស្វែងរក ចលនា ស្នូល នៃ ភាពមិនប្រក្រតី នេះ។

ឆក់

សរសៃប្រសាទ រំខាន ព្រិចភ្នែក ជាមួយនឹង ឆក់ បេះដូង។

រលក អេឡិចត្រូ

សូមអញ្ជើញមក ទៅ គំនិត **waveforms** ជុំវិញ រង្វង់នៃ រលក នេះ។

អគ្គិសនី

រត់កាត់ រាងកាយរបស់ខ្ញុំ នាពេលបច្ចុប្បន្ន នេះ ដែលនាំ ខ្ញុំទៅ រលក សៀគ្រី

ដីពចរ អគ្គិសនី

ខ្ញុំត្រូវបាន រង្វាន់រង្កើ ដោយការ ដឹកនាំបន្ត អគ្គិសនី របៀប ច្បាចរ។

ពន្លឺ នៃសេចក្តីពិត

ប្រពលភព រះ ការពិត នៅពេលដែល រកឃើញដោយ លើកទឹកចិត្ត នេះ។

ការដាច់ឆ្នាំង

Callan ត្រូវ បាន ដាក់ទោសដោយ សម្លេង នៃការ មានអារម្មណ៍ ភ្លឺ ។

ពន្លឺ ទៀន

ភ្លឺ ឡើងនៅក្នុង ការឈឺ

បង្ក ក្រមួន បីស្ងួតឡា ។

ទ្វារ អគ្គិសនី

បើកទូលាយ ទន់ភ្លន់ ប៉ះ ប៉ុន្តែការ បិទ ការពេលវេលាដើម្បី បើក ទេ។

យន្ត ម៉ូតូ

កាត់ ជាមួយនឹងបួស ស្តាប់ រសរង្វើក នៃថាមពល ងងឹត។

ឆក់

ឆក់ ក្នុង ផ្សែង ភ្លឺ ជម្រះ សតិ។

ភាពចលាចល អេឡិចត្រូ

swarm នេះ គំនិត **electromagnetism** និរន្តរ៍ ភាពចលាចល ។

electrifying ray

ក្នុងនាមជាអ្នក រត់ ថាមពល electrifying ដែល paralyzes ចិត្ត។

ពន្លឺភ្លើង diabolical

ការ នីមួយមាន diabolical ចាំង ពន្លឺ electrifying ។

លោតភ្លើងភ្នែក

ភ្លើង ការបញ្ចេញ ញាំញី ឱ្យខ្ញុំ

ការអនុម័ត នៃ ខ្សែសង្វាក់ ទាំងមូល នេះ។

ពន្លឺ ស្រអាប់

ពន្លឺ ស្រអាប់ បំភ្លឺ មនុស្ស outlandish មួយ នៅក្នុងពន្លឺ ស្រអាប់ បាន។

ខ្សែ អគ្គិសនី

ខ្សែភ្លើង រត់ តាមខ្ញុំ រាងកាយ ថាមពល រស់រវើក ។

10 សៀគ្វី អគ្គិសនី

Subo និងការ រីកចម្រើន ទៅក្នុង សៀគ្វី ទី 10 និង មានការ បរាជ័យអំណាច មិនពុករលួយ។

ការដួលរលំ អគ្គិសនី

អគ្គិសនី ធ្លាក់ចុះនៅលើ ពាក្យ របស់ ecstasy និងអារម្មណ៍ បាន។

កាត់បន្ថយ ពន្លឺ

អក្ខរក្រមហ៊ុន Sharp និង ភ្លឺ,

ចាំង ពន្លឺ រំលោភយក បំបែក សំឡេង។

រន្ទះ ងងឹត

Flash obscure មនុស្ស ដ៏ចេសវិងរូស ជាមួយនឹងការ តំរង់ទិស ភ្នែក។

fluorescent

bloom និង មិន ធ្លាក់ ផ្ការលាស់ ទិស និងអត្ថន័យ ទាំងអស់។

" Ofusculência "

៖ រន្ទះ បាំង គ្នាទៅវិញទៅមក អារម្មណ៍ មានអារម្មណ៍រីករាយ និង រូបរាង ។

incandescent

ប្រសព្វគ្នា ការ arcs ជ្រៅនៅក្នុង ព្រលឹង របស់អ្នកដែល កាន់ អេឡិចត្រូត នេះ - បញ្ហា ថាមវន្តនិង មូលមុនគេ។

Electrocutáveis

ក្នុងនាមជា ព័ត៌មានជំនួយ hammering ឱ្យខ្ញុំ incongruous នៃអារម្មណ៍ដែល អំពាវនាវឱ្យមាន ពន្លឺ ខ្លាំងនិង ប្តេជ្ញាចិត្ត នោះ។

រឿង Twilight អវត្តមាន

ការរុំ ឱ្យខ្ញុំ ទន់ភ្លន់ ក្នុង ភ្លើង ខ្ពស់ នៃខ្លួន របស់យើង ទន់ភ្លន់ រីករាយ ជាមួយនឹង រន្ទះ ។

ដូច

កិច្ចព្រមព្រៀង នៅថ្ងៃ ភ្លឺ ស្រូបយក, ខ្ញុំបានរៀបចំ ទៅមក ចេញពី ភាពងងឹត និងអំណាចនៃ ពន្លឺ នឹង ចែក អំណាច និងថាមពល សម្រាប់ សហគមន៍ constelar ទាំងមូល។

ពន្លឺ គំរាមកំហែង

convalescent ទាំងនេះ គំរាមកំហែងដល់ ពន្លឺភ្លើង ដែល ធ្វើទុក្ខទោសយើងខ្ញុំ និងអនុញ្ញាតឱ្យ ដឹងមុន គ្រោះថ្នាក់។

រាត្រី ពន្លឺ

ពន្លឺ ដែលអម អ្នក នៅក្នុងពេល bucolic និងមិនអាច ប្រឈម នេះ intimidates អ្នកនៅក្នុង សម្ងាត់ ។

ពន្លឺ ក្រហម

នេះ រវាង សរសៃប្រសាទ បង្កើនល្បឿន ពន្លឺ ខ្លាំងនិង ពណ៌ក្រហម ។

ឆក់

ឆក់ Zarpares គំនិត ស្អាត ដោយគ្មាន ដឹកនាំបន្ទុក ឡើង វិកលដាល។

កេរ្តិ៍ប្រាស ពន្លឺ

បំភ្លឺ នូវអ្វីដែល មិនកើតឡើង ហើយក្រុមហ៊ុន ក៏មិន មានអារម្មណ៍ ពន្លឺ។

ផ្ករលាន់

ងាកមក កិននិង កំទេច សំលេងលី ហ្គាន នៃការ សប្បាយ។

ពន្លឺ ដ៏មានឥទ្ធិពល

ពន្លឺភ្លើង ដ៏មានឥទ្ធិពល ច្បោលទោស ដល់ជីវិត អ្នកដទៃដើម្បី ការអប់រំ ដោយ សំលេង

កាំរស្មី

តើធ្វើដូចម្តេច ដែលមានអនុភាពនិង lacerating កាំរស្មី ដែលបាន កាត់បន្ថយ ទំនាក់ទំនង មិនអាច ចង ។

ពន្លឺ ស្រអាប់

ការយល់ដឹង គ្របបាំង ដែល ជ្រាបចូល ផ្ទឹម ពន្លឺ សំពឹងសំពោង ។

ពន្លឺភ្លឺ

ប្របពលភព បំភ្លឺ អំពូនៃ ពន្លឺ ខ្មៅ

ពន្លឺ លោហធាតុ

ជាការ រៀនចូល ប្រៅ មួយនិង cosmos ដែល បំបាត់ ភាពភ្លេចភ្លាំង នៃព្រលឹង ។

អំណាច នៃពន្លឺ

អំណាចនៃការព្យាបាល ពន្លឺ បំភ្លឺ ឱ្យខ្ញុំ ហេតុផល filaments ក្នុង ស្បែកគ្របក្បាលលិង្គ របស់ អស់សង្ឃឹម នោះ ខ្ញុំមានអំណរគុណ ។ពន្លឺនេះ បានណែនាំខ្ញុំ ក្នុងទិសដៅ របស់ ecstasy បច្ចុប្បន្ននៃ ជីវិតរស់នៅប្រចាំថ្ងៃ , ការ បំភ្លឺ ឱ្យខ្ញុំ ឈឺ នាពេលអនាគត និងការ មិនសមហេតុផល ក្នុងការ បន្ទាប់មក បាទ ផ្ករលាន់ ឡើង សម្លាប់ ខ្ញុំហើយ ចាំង ដូចជាការ ដកហូត Dynamiters អារម្មណ៍វិកលដាយ ធ្ងន់ធ្ងរបំផុត។

ដូច្នោះ ព្យាបាល ដោយពន្លឺ និងចលនា វា ប្រាស ខ្ញុំហើយ បានចាកចេញពី ពោះដៀន កាតូរី យ៉ាងម៉ត់ចត់និង ត្រឹមត្រូវ។ខ្ញុំមិន ដឹងថាតើ ពន្លឺ នេះ នឹង បំភ្លឺ ឱ្យខ្ញុំ ចុងក្រោយនេះ ដោយសារតែខ្ញុំ ខ្លាច ថាខាង គ្មាន ថាមពល រត់ ពន្លឺ។ដូច្នោះ វាមាន បង្គោល ទាំងពីរ ខ្លាំង ថាមពល ពីរ។ហើយខ្ញុំ

ត្រូវបានវាយប្រហារ ដោយ វិជ្ជមាននិង ការព្យាបាលនិងការ មិនមែនជា ពណ៌ខ្មៅ និង **haunting** ។ ពន្លឺនេះ មកពី ភាពច្បាស់លាស់ នៃ អារម្មណ៍ និង របបនៃ ព្រលប់ ជាបន្ទាន់និង ចិត្តខ្លះការគិត នេះ ដោយគ្មាន ការផ្លាស់ប្តូរ និង ស្រអាប់ អារម្មណ៍ , មិន ដែលបានបង្កប់ អារម្មណ៍ ឬ ក្លាង ។ ពន្លឺ ខ្លាំង , ខ្លាំងនិង ដុត កាំរស្មី របស់ខ្លួន ទាំងអស់នៅលើ អ្នកដែលបាន ប្រឆាំងនឹង វា បានចូលរួមក្នុង ពន្លឺ ដើម្បីឱ្យ អារម្មណ៍ បាន ៩។

វានឹងមិនមាន ថាមពល ចិត្តខ្លះការគិត និងកម្លាំង ចាប់ ទេពកោសល្យ ដែលអ្នកមាន និងកម្លាំង ដូចជា កាំរស្មី មុត ពណ៌ខៀវនិង **ventilate** នៃការ បែកញើសយប់ ជួបប្រទះ និងមិន ដែលមានគំនិតអាក្រក់ និងគំនិត ទូទៅ ដែល **victimize** ពួកយើង ប្រៀបដូចជា ស្រមោល ដោយគ្មាន ពន្លឺដែល ចិញ្ចឹម ។ ដូច្នេះខ្ញុំ ចង់និយាយ ថាមាន ពន្លឺ នៅក្នុងអ្នក ហើយមាន ផ្កា ព្យុះ ថាមពល និងពន្លឺ សំខាន់ ពន្លឺ ច្បាស់ និងបរិសុទ្ធ នៅក្នុងសំណុំបែបបទ នៃយុគដំបូង បំផុតរបស់ខ្លួន ភ្លើងដែល ឆេះ កាត់ យើងហើយ ចិញ្ចឹម យើងហើយ ដុត ពួកយើង ពេលខ្លះ ដូច្នេះគឺជា ជីវិតដែល បានធ្វើពន្លឺភ្លើង អន្តរកាល និង ក្រុមអ្នកប្រឆាំង ប្រឆាំងនឹង ហេតុផល ឬ អារម្មណ៍ នៃថាមពល ដែល ផ្តល់ឱ្យយើង ឯទ្វេ កម្លាំងនិង ភាពរឹងមាំ ដើម្បីស្វិតស្វាញ ដក់ សន្តប់ របស់ពួកគេ និងដោយគ្មាន កម្លាំង ដែល ត្រូវចេះដៀល និងស្វែងរក មូលហេតុ នៃការ ចូលរួមរបស់ពួកគេ លេស , មាន ពន្លឺ ដោយគ្មាន ថាមពល ទេហើយ អ្វីគ្រប់យ៉ាងដែល មាន ថាមពលអ្វីគ្រប់យ៉ាងដែល មាន ពន្លឺនិង ចលនានិង បច្ចុប្បន្នរបស់ខ្លួន នោះទេវា ត្រូវបាន ដោយខ្លួនវាផ្ទាល់ , បំភិតបំភ័យ ហើយជាញឹកញាប់ ប្រឈមមុខជាមួយនឹង បទប្បញ្ញត្តិ ចម្លែកដែល មិនយល់ ទេព្រោះពួកគេ មិនត្រូវ មិនត្រូវបាន **diriment** ហ៊ាន ប៉ះទង្គិច ជាមួយនឹងថាមពល ផ្សេងទៀត ទេប៉ុន្តែ ការព្យាយាមដើម្បី ដាក់ចេញ ពន្លឺ របស់អ្នក , ប៉ុន្តែនាងមានវត្តមាន និងរបៀបដែល វាត្រូវបាន បង្ហាញឱ្យដឹង **infiltrates** អារម្មណ៍ នៃការមើលឃើញ នេះហើយ បង្ហាញយើងពី ភាពច្បាស់លាស់ នៃការគិត តាមរយៈការ ស្ងាត់ ដង ហើយ គឺ ស្ងាត់ ដូចជា រឹង ទិដ្ឋភាព និងរីករាយ ពិការ

inglorious ដែល អ្នកដទៃទៀត ឆ្កងកាត់ ថាមពល ជាវិជ្ជមាន ឬអវិជ្ជមាន។ ប៉ុន្តែវាគឺជា ការពិតដែលថា ការ ថតកាំរស្មី ពណ៌ខៀវភ្លឺ ភ័យភ័យកំស្លុត នោះទេតែ ទទួលយក ថាមពល ដែល វាប្រសិនបើ អ្នកចង់អនុវត្ត ហើយថា មួយថា ល្បឿន នៃ ពន្លឺ ជាបន្ទាន់ , ទីពីរនេះ ប្រភាគ នៃពេលវេលា និងពេលវេលា នេះគឺ ឆាប់រហ័ស ហេតុនេះ នឹងមាន នៅក្នុងការ មិនមាន ការកាត់បន្ថយក្របខ័ណ្ឌ ក៏មិនមែនជា ឥរិយាបថ គួរឱ្យអស់ សំណើចណាស់ ដែលភាគច្រើន ដោយសារតែ មនុស្សគ្រប់រូបមាន សិទ្ធិទទួលបាន ថាមពល មិនថា ផលប៉ះពាល់វិជ្ជមាន ឬអវិជ្ជមាន។ មានឥទ្ធិពល រូបសរសៃសាច់ដូន់ដូន នៃ ពណ៌ខ្មៅ **Faíska** កើតឡើង នៅ បង្គោល អព្យាក្រឹត នៃ ភាពប្រក្រតី និង ឆ្លុត អនុវត្ត លើ ថាមពល រស់រវើកនិង មានអារម្មណ៍រីករាយ ចំពោះការ ឃ្លាន និង **luminary** ដូច្នេះ ខ្ញុំណែនាំឱ្យអ្នក ប្រើ ថាមពល ផ្ទាល់ខ្លួនរបស់អ្នក ដែលនឹងត្រូវបាន ឈានដល់ដោយ ពន្លឺនិង **esbaterá** ញញឹម ដុត មួយដែលជា ឆេះយកចេញ ពី កំដៅ , ប៉ុន្តែការ ភ័យបារម្ភ នៅពេលដែល **stirred** ។ នៃ **quadrant** ផ្សេងទៀត ដែលមាន ពណ៌ខៀវ ដ៏ ជាមួយនឹងគំនិត រំខាន នៃបុណ្យក្រឹតស្នូ និងការ សង្កត់ធ្ងន់ ភ្លើង ដើមឈើ ដែលនាំ យើងទៅ រំខាន ។ ខៀវ ដ៏ ដឹងថា វិធី , ទិសដៅ ការណែនាំ របស់គាត់និង ការវិនិច្ឆ័យ មាន ស៊ុម ថាមពលនិង ភូតុង , អាចធ្វើទៅបាន សៀគ្រី ខ្លី , ប៉ុន្តែ រស់រវើកនិង ចិត្តខ្លះការគិត តែងតែ ធ្វើដំណើរ ក្នុងល្បឿន នៃពន្លឺ ប៉ុន្តែមិន កាំរស្មី ពណ៌ខៀវ ។ វាជា ថាមពល ផ្លាស់ប្តូរនេះ បានជួបប្រទះ ដោយ ថាមពល ជាក់ស្តែង ទេតែ ស្នះ មិនបាន ឡើងខ្លះ ដែលវាវាង យើងពីការ រស់នៅ រូបថត , កូរ ផ្កា និងជា ទុន

ប៉ះពាល់ដល់ រលក សំឡេង ដែលបាន ផលិត ឈ្លៀន ឈ្លៀន ប៉ុន្តែមិន មានអនុភាព ជា។ ជាការ ប្រឈមមុខដាក់គ្នា ដោយផ្ទាល់ ជាមួយនិង ធុញ ដោយមនុស្ស ភ្នំ **thicken** ភ្លើង ស្រអាប ដែល បង្កច្រង់ច្រាយ អ្វីដែលជាការ ពិតនិង ហាក់ដូចជា មិនពិត ប៉ុន្តែមាន ភ្លើង ប្រឌិត វាក៏ ជាអំណាច នៃពន្លឺ ស្រមើលស្រមៃ នេះ។

ខៀវ ង៉

អន់ចិត្ត ខៀវ ង៉ លុកលុយ ឱ្យខ្ញុំ ត្រូវ **blazing** ថាមពល ដែលហូរ ក្នុង ការដឹសដើង រន្ធក្រើស កខ្វក់និង ចាញ់សម្បត្តិ ថា រន្ធៈ ពណ៌ ខៀវ នេះនឹង ធ្វើក្នុងកម្ម ។

ពន្លឺ ឡូស៊ែរ

ពន្លឺ ឡូស៊ែរ នេះត្រូវបាន លម្អិតហើយសំខាន់ មើលមិនឃើញ **penetrates** ទៅជា មើលមិនឃើញ និង មិនមានរណាកត់សម្គាល់ ។ វាក៏ជា ពន្លឺ និងជា ម្ចាស់ នៅ ពេទ្យ សន្មត មិនទាក់ទងទៅនឹង ផ្លូវបំបែក ពេទ្យ ផ្ទាល់។ មូលហេតុ **inconspicuous** និង **innocuous** តាមរយៈ បិត ផ្ទឹម របស់ខ្លួន នៃគំនិត និងគំនិត ្រោ ដោយមានផ្ទាំពុល ធ្វើជាម្ចាស់ ជាតិពុល និង ចម្លើយ របស់ខ្លួន។

ពន្លឺ ដំបូល

ផ្សែង នេះបាន សាយភាយ ពន្លឺនៃ ការចងចាំ គ្មានពរជ័យ ចិត្ត សម្ងាត់ ធ្វើវិញបានទេ ក្នុង ក្បាល រលុងនៃ ទិសដៅ និងសកម្មភាព សកម្មភាព ដែល ម៉ូតូ ដែលបាន ទប់ស្កាត់ ជំហាន នៃការគិត ភ័យបារម្ភ របស់ **massificador** យឹតនិង ះនរស **ously** នេះមានន័យ យប្រៅ នៅក្នុងពេលវេលា ទំនេរ គឺជាការ មានចំណង់ខ្លាំងនិង ចែកចាយ ខួរក្បាលនិង ពន្លឺភ្លើង ដ៏គួរឱ្យរំភើប **Deambulante** ការ **stimuli** សំខាន់។

ការចងចាំ ទាំងនេះ ដែលត្រូវបាន បំភ្លឺ **attic** នេះ ជារៀងរហូត និងមួយចំនួន តែងតែ បើកចំហ ឬ បិទនៅក្នុង ទ្រូង ។

រន្ធៈ

កំដៅនិង ងងឹត និង បានក្លាយទៅជា កម្រើក និង ស្លៀម ទេតែ ជួរ និង សំលេងរំខាន នៅពេលដែលវា កើតឡើងគឺ ផុតដង្ហើម និង ដំលើសលប់ ដែលឆ្កង សម្បូរ រស់នៅនិង មានវត្តមាន នៅក្នុងចំណោម ភ្លើង បំភ្លឺ ឬ ផ្សែងទៀតនិង ធ្វើក្នុងកម្ម ភាពងងឹត នៅឡើយទេ ទោះបីជា កងនាវា ដ៏សាមញ្ញ នៃការ ដកដង្ហើមធំហើយ ដាច់ភាពស្លៀមស្ងាត់ **electrifying** បន្ថែមទៀត។ រន្ធៈ នេះបាន ជម្រុះ មនសិការ របស់អ្នកដែល បានសម្គាល់ដោយ ការចេញ មាន ដីក្បោះក្បាយ ហើយថា **precipitate** និយ ទ្រព្យសម្បត្តិ **negligenciador** សកម្មភាព ជាឱកាស នៅពេលនោះ បានធ្លាក់ចុះ រន្ធៈបាញ់ មួយផ្សេងទៀតក្នុង ពិភពលោកនេះ។ ពន្លឺ ផេះ ពណ៌ប្រផេះ ថាទាំងនេះ សម្គាល់ កំដៅ ជាតិដៃក ព្រៃនិង រឹងហ្ន តែមួយ វាយដំ អ្នកត្រូវបាន ឆ្កងមេរោគ ដោយ ពន្លឺនិង ពណ៌ប្រផេះ ចុងក្រោយ នាពេលអនាគត គ្រប់ទីកន្លែង ដែលមិន

ដែលភ្លេច និង ការបះបោរ ដែលអ្នក ។ កាត់បន្ថយការឡើង កម្លាំងជំរុញ នៅពេលនេះ និងការ បន្តពូជ ផុសផុល យឺតនិង ឡើងខ្ពះ ប្រាប់អ្នក គ្រប់ គ្រង អ្នកហើយ បោះ អ្នកចូលទៅក្នុង បានយ៉ាងល្អ នៃ ពន្លឺដែល **drowns** នៅក្នុងសតិ នៃពាក្យ ចេះទប់ចិត្ត និងការ ស្រែកយ៉ាង របស់ អ្នកសម្រាប់ ចាក់ ពន្លឺ ។ នៅ ការរិះគន់ជាសាធារណៈ គឺជា ការ **embers smoldering** នៃរូបកាយ ម៉េញទឹក មួយដែល ចាប់ផ្តើមនិង លោតភ្លឺភ្លើ ទៅក្នុងចិត្ត របស់អ្នក ដុត ដោយមាន បំណងប្រាថ្នាសម្រាប់ អ្វីមួយ សមត្ថភាពបង្កើតកូន និង ប្រុស ឬ ស្រី ត្រេកត្រអាល នោះមក ប្រមាថ ទ្វេដង នេះអ្នក គួរអក្សរ ដែលជា បុគ្គលិកលក្ខណៈ ពីរ ដែលមិន បានផល សូម្បីតែ ម្ខាង ឬទៅមួយផ្សេងទៀត ។ ទាំងនេះ កំដៅ ពន្លឺ ពណ៌ប្រផេះ ងងឹតនិង មិនបានការ និងមាន កំដៅ របស់ខ្លួន ក្នុងការការពារ រៀង និង ការរីករាលដាល នៅទូទាំង ទ្វីប លេប និងចន្លោះ មិនចេះចប់ នោះ។

នៅក្នុងពន្លឺនៃ អារម្មណ៍រីករាយ

ពន្លឺដែល លុកលុយ និងបាន ផ្តល់ឱ្យយើងនូវ ការយល់ដឹង ដ៏ប្រណិត ហើយ នាំយើង ទៅកាន់ ការសប្បាយ រាប់មិនអស់ គឺចិវិទ្យា ដ៏ធំធ្លាក់ទឹកចិត្ត និងការ ថប់បារម្ភ ការសប្បាយ សុខស្រួល , ប៉ុន្តែមិន **crusty** ទេតែ បានបោះពុម្ពនៅក្នុង មុខ ជនបរទេស រឿងអាតល្ងង់ នៃ ការមានអារម្មណ៍រីករាយ ដែលបាន បំភ្លឺ ការ ឬ អារម្មណ៍ឬ អារម្មណ៍ នេះ។ អារម្មណ៍ ដែលអ្នក មានអារម្មណ៍ថាមាន សេចក្តីរីករាយ **dazzling** និង ចាំង និង បន្ថយអាការៈ កន្ត្រាក់ អារម្មណ៍ថាមាន សេចក្តីរីករាយ ដោយមាន លើសពី នេះ ច្រើន បញ្ជូនបន្ត ឱ្យយើង អារម្មណ៍ ផ្សេងទៀតនិង ការសប្បាយ នេះ។ កំណើតនៃ សេចក្តីរីករាយ ការរីកចម្រើន និងមតិព័ត៌មាន នៅលើ ការប្រៀនប្រដៅដែល នឹងមិន ធ្លាក់ចុះ និងមិន ផ្លាស់ទី និងការ ប៉ះ ទង្គិចគ្នា នៅក្នុងសក់ បដិសេធ សេចក្តីរីករាយ ឆ្គួត។

ពន្លឺ **hypnotic**

groping មានអារម្មណ៍ ក្នុងការ ប្រឈមមុខនឹង អារម្មណ៍របស់ សាក្សី ដែលបាន សន្យាថា ថ្នាំងងុយគេង ពន្លឺ ប្រាថ្នាចង់ បាន នៃការ រៀន ពន្លឺ ដែលនាំ ឱ្យយើង ផ្សព្វផ្សាយ និងជឿ ថាមាន ពន្លឺ។ ដ្បិត យើងមាន ចិត្ត ដោយមិន គណនានិង បំណុល ទេ សភាព ជីវិត របស់ មនុស្ស អស្ចារ្យ ថ្នាំងងុយគេង ដែលបាន បណ្តោយខ្លួន នៅក្នុងប្រភព សេចក្តីរីករាយ ជាមីមនោរម្យ ។ អនុ សក់ **Rave** និង ចិញ្ចឹម ទាំងនេះ បានផ្ទុក សុភាព និងខ្លិល ។ **transcendental** ពន្លឺ ដែលនាំ ឱ្យយើង មានបញ្ហាប្រឈម ថ្មីមួយក្នុង គំនិត ដូចគ្នានៅក្នុង ប្រតិកម្ម ផ្សេងគ្នា នេះ, ប្រតិកម្ម ឆ្គួត និងបរិសុទ្ធ ទាំងនេះបាន ប្រឈមមុខនឹងការ មានបំណងចង់ បរិសុទ្ធ ដើម្បីឱ្យមាន ពន្លឺនៅក្នុង អំណាច របស់ លោក ដែលនឹងត្រូវបាន ចុក ដោយ វានិង ជំរុញដោយ ថ្ម រលុង ដែលបានមក ជាមួយគ្នា ដូច ដីគង្គ ក្នុងកំដៅ។

ពន្លឺភ្លឺ

ប្របពលភព ពន្លឺ ដែលត្រូវបាន បែងចែករវាង ចលនា សាកសព ជនបរទេសនិង យោល រវាងវិធី ពីរដើម្បី បំភ្លឺ មានភាពងាយស្រួល , ប៉ុន្តែដោយគ្មានការ ផ្គត់ផ្គង់ថាមពល ណាមួយ វាជា ដោយខ្លួនឯង ដែលមាន និង នៅតែមាន នៅក្នុងការ ទុក្ខព្រួយនិង **dismay** នៃ **hypnosis** ជាប្រព័ន្ធ មួយដែល ចិញ្ចឹម និងការ អភិវឌ្ឍ ។ ក៏ប៉ុន្តែ មនសិការ ជា ពន្លឺខ្លាំង ទៅ បិទ និងខ្លួនឯង បញ្ជូន អំណាច ដូចគ្នា

ផ្តល់នូវ ខូចដល់ខ្លួនក្បាល

intertwined ខូចដល់ខ្លួនក្បាល ដោយសម្លេង ផ្តល់នូវ ភ្លាហាន ដែលបាន ការគាំទ្រនិង បង្កើន ភាពមិនប្រក្រតី ដែលបានមកពី ការពិតដែលថា យើងកំពុង គ្របដណ្តប់ ដោយ នេះ **trovoa-** ខូចដល់ខ្លួនក្បាល នោះទេ។បានយ៉ាងល្អ នៅទីនេះវា បានសាយភាយ ពន្លឺ ជាប់ទាក់ទងគ្នា ដោយគ្មាន អំណាច ឬ មាត្រដ្ឋាន ដែលនឹង មានតែ លេស មួយសម្រាប់ ភាពមិនប្រក្រតី នៃការ បាក់ ខ្លៅ , ទ្រុឌ នោះនិង អសកម្មភាព នៅក្នុងន័យ ចម្លែក និងជ្រៅ នៃហេតុផល ស្របយក ដោយសារតែវា ទៅ បិទ ជួរនិង ផ្លាស់ទីដោយគ្មានការ សម្ងាត់ យ៉ាងហោចណាស់, ហាក់ដូចជា ពិតនៃ ពន្លឺ ដែលខូចដល់ខ្លួនក្បាល រងទុក្ខ ដែល វាប្រសិនបើ អ្នកចង់បានដើម្បី **outwit** ឬ សប្បាយ

staggered dyed prejudiced ដោយពណ៌ មួយ **oblique** សភាពិ , មិនចង់ បង្កើតឬ បណ្តោយខ្លួន ប៉ុណ្ណោះ ។**imbued** ជាមួយនឹងស្មារតី នៃការគិត របស់ បំណែក នៃការពិត បែកបាក់ នេះ គឺជាអ្នកដែល ស្រមៃ ពិភពលោក មួយទៀត នៅក្នុងយើង ការរំខាន ដែល រលាក យើងជា ពេលដែលយើង កោស ភ្នែក ឬគ្រាន់តែ ព្រិចភ្នែក ។ចលនា នេះបាន ឃ្លាតឆ្ងាយ ពន្លឺ ចលនា ដទៃទៀតនិង បាញ់ ឆ្ងាយ និង គំនិត ស្គាល់ ទៅ ជាការពិត ថាវា ឬ វាស់ សាមញ្ញ។ផ្តល់ គឺ ខូចដល់ខ្លួនក្បាលហើយ ជំរុញឱ្យ ឆ្ងាយ វិញ្ញាណ ដោយមិន ឱ្យពួកគេដើម្បី បង្ហាញ ដូចដែលមាន គឺជា ការពិត ស្រប ពាក្យចោមអារាម និងការ ដាច់អហង្គារ ថាជា **bogeyman** នេះហើយ គ្មាននរណាម្នាក់ នៅទីនេះ បរិភោគ បុគ្គល ចម្លែក និងឈ្មោះក្លែងក្លាយ របស់ **preexisting** បើទោះបី ជាមាន ការពិត ។ដូច្នោះ ទាំងអស់ នោះគឺជាការ មិនពិត មាន រឿង មិនចេះចប់ នោះទេតែ មាន អ្វី ភ័យខ្លាច , ខ្លាចថា **deports** នៅ ផ្នែក នៃវិមាត្រ **polígonas , 5** និង លីនេអ៊ែរ មួយប៉ុន្តែមិន ទំនង ឬសូម្បីតែ ប្រធានបទដើម្បី លក្ខណៈ ណាមួយដែល លក្ខណៈ នេះគឺថា អន្តរកាល នេះនិង **apothecosis** អស្តារ្យ បានគិត ។គ្មាន ផ្កាឬ ដុះនៅក្នុង **filaments** នៃគំនិត អរូបី ហេតុអ្វីបានជា , **Pulse** បាទ គួរអក្សរដែល ត្រូវបាន កើត មិនធ្លាប់ ឃើញ និងតុបតែង ចលនា ក្លែងក្លាយ និង ងាយស្រួល សម្រាប់ពេលបច្ចុប្បន្ន នេះប៉ុន្តែ អ្វីគ្រប់យ៉ាងដែល បានធ្វើការ យល់ដឹង និងការ គណនា តិចតួច។មិនមាន ផ្តល់ ការគណនា គឺ មិនអាចទាយទុកជាមុនបាន ពិតប្រាកដ ហើយថា មានការ ដោយឯកឯង ពិតប្រាកដ នោះគឺ មិនទំនងទេដើម្បី គិតពី ប្រភពផ្សេងទៀត ណាមួយនៃការ ខូចដល់ខ្លួនក្បាល ថាមពល។កិននិង កិន ក្បាល នៃ **yore** នេះ និងមាន **desvanecestes** នៅក្នុងស្លឹក ពណ៌លឿង និងការ បរិភោគដោយ **bibliófagos** , និងដោយគ្មាន ការព្យាយាម បំភិតបំភ័យ ការចងចាំ លែងប្រើហើយនិង បានធ្វើឱ្យ ក្លែងក្លាយ និងដើម្បី វិធានការ របស់ខ្លួន។បានហ៊ុំព័ទ្ធដោយ វាស់ បរិមាណ ពួកគេ ស្វាគមន៍ **rotulantes Abyssinians** និង សើច ផ្តល់ របស់ **Abyssinian** នេះ ។នៅក្នុងពន្លឺនៃ អតីតកាល ដាស់តឿន ដល់អ្នកដែល រស់នៅក្នុង ពន្លឺនៃ ពេលកន្លងមក នោះ អ្នកដែល ស្លាប់ពី ខាងនាយ ឈ្មោះបាន សាកសព សេឡេស្តាល ដ៏សំខាន់ នៅក្នុងការពិត កើតឡើង ជាបន្ទាន់ នោះ។ប៉ុន្តែទាំងអស់ នេះគឺ ជាសំណួរ ភ្លឺ ពន្លឺ ភ្លឺ តិចឬច្រើន នោះទេប៉ុន្តែ គឺជា កាំរស្មី ថាមពល ដែលមិន ឆបគ្នា ជាមួយនឹងអតីតកាល សូម្បីតែ ប៉ **mo-** មុន។ពន្លឺ កន្លងមក ដោយហេតុនេះ បញ្ចេញ កាំរស្មី ដែលបង្កគ្រោះថ្នាក់ ប៉ុន្តែមិនបាន គ្របបាំង ពន្លឺ **luminous** និង ពេញដោយរស្មី ណាមួយដែល ចង់ **ignite** នៅពេល ណាមួយ សន្ទុះ ឬ ពេ

លបច្ចុប្បន្ន ។ចំពោះ អតីតកាល ពាក់ព័ន្ធនឹង បច្ចុប្បន្ននេះ ខណៈពេលនេះ សន្ទុះ ទីពឹង ឬ ប្រភាគ ប៉ុន្តែមិន មានឥទ្ធិពលលើ អំណាច ថាមពល របស់ខ្លួនឬ ពន្លឺ របស់ខ្លួន។យើងមាន ដូច្នោះហើយ តែងតែ នៅក្នុងពេលវេលា សម្រាប់ ពន្លឺ ដ៏មានអនុភាពនិង ច្បាស់លាស់នៃការ ស្រ្តីម ញៀន ដែលបាន កាត់ ខ្យល់ សប្បាយ មុខ រហូតដល់ពេល នោះមក បានយកចេញនៃ ការបង្វិល ជុំវិញ ចេតនា នៃការធ្វើ សេចក្តីរីករាយ ពន្លឺឬ ការ ត្រាស់ដឹង , ដោយសារតែ អ្វីដែលសំខាន់ គឺមាន មួយចំនួន គឺជាអំណាច ឬវិល យ៉ាងខ្លាំង នាពេលបច្ចុប្បន្ន ដែលបាន បង្ក លើកទឹកចិត្ត អគ្គិសនី ដែលដោយគ្រាន់តែ សម្លឹងឆ្ពោះទៅមុខ ពន្លឺ ពីអតីតកាល របស់គាត់ ពន្លឺ ខ្លាំងតិច វិទ្យុសកម្ម ពីជីវិត កាលពីមុន នោះទេប៉ុន្តែថា មិន ណែនាំ គោលការណ៍នៃ ពន្លឺដែល បង្កឱ្យមាន ចលនា ដ៏ពេច ពន្លឺ **unmasked** រស់នៅ បានរួមចំណែក ទីពឹង គ្រាន់តែ ចុះ ធម្មតានិងការ ត្រៀមខ្លួនជាស្រេច បានធ្វើឡើង នៅក្នុងពន្លឺ ដ៏ជូរចង្អុល និងមើលទៅ **glances** មានគ្រោះថ្នាក់ និងការដុត នៃការប្រណែននិង ការស្តាប់ ដែល ជាធម្មតារ ពន្លឺ នៃអតីតកាល នៅជុំវិញនិង កាន់ខ្ជាប់ រូបកាយនៅស្ថានសួគ៌ ជាមួយនឹង វិទ្យុសកម្ម។បានយ៉ាងល្អ វិទ្យុសកម្ម គឺ វិទ្យុសកម្ម ហើយនេះគឺជា ការចម្លងធាតុ , ដូច្នោះ គ្មានអ្វី ខ្លាំងជាង ពន្លឺ ពន្លឺ របស់អ្នកនៅពេល នេះ នៅតាមដង ទាំងអស់ដែលមាន នាពេលបច្ចុប្បន្ន ទាំងអស់ ដោយមិន វិទ្យុសកម្ម ដោយសារតែ ពន្លឺ នោះទេ គឺខ្លាំងជាង មួយផ្សេងទៀត, វាគឺជាបញ្ហា មួយ នៃវិទ្យុសកម្មនិងមិន ចូលមករក ខ្ញុំជាមួយនឹង ពន្លឺភ្លើង ខាងក្នុងទាំងនេះ ដោយសារតែមួយ គ្នាមាន ពន្លឺ ដ៏បរិសុទ្ធ របស់ខ្លួន និងការ ស្រមើលស្រមៃ ឆន្ទៈ រុករាន និងការអភិវឌ្ឍ ថាមពល បរិសុទ្ធនិង ការបង្កើត។ដទៃមន្ត ដែលមាន ពន្លឺ ពណ៌ នៅក្នុងពន្លឺ របស់ខ្លួន ផ្ទុះបញ្ចាំងនៅក្នុង ស្រមោល នៃថាមពលព្រះអាទិត្យ ពណ៌លឿង។ជាការពិត មិនមាន ពន្លឺច្រើន, មានតែ អគ្គិភាព នៅសេសសល់ និងតុល្យភាព នៃ **foci** ក្នុងការ បដិសេធ នូវអ្វីដែល ជាការ មិនទទួលខុសត្រូវ ក្នុងការ មើល ។ដូច្នោះវា គឺជាការមិន ពិតប្រាកដ គឺជា ផ្លែឈើ ដ៏មានឥទ្ធិពល នៃ ការស្នើ ដែល ពួកយើង ដឹង ក៏បានលើកឡើង ។ក៏ប៉ុន្តែ ការស្នើ អ្វីដែល មនសិការជាអ្វី?អ្វីដែលជាការ ពិតជា ដឹងឬ សន្តប់ មើល ឧបសគ្គ ដែល ទំនងជា សម្រេច សម្រាប់ការ ជាច្រើននៃ អារម្មណ៍ ធ្វើនិង យល់ ថាទាំងអស់ ដ៏កន្ត្រាក់ សម្រាប់ ពេលនេះ មិនមែនជា ។ពុក នេះ ហើយ ជារូបរាង រចាំ ោន និយាយថាពួកគេ គឺជា ចរន្ត ដែលមើលទៅពិបាក ពេលដែលនៅក្នុងការពិត គ្មាន ឧបសគ្គ ពិតប្រាកដ។អ្វីគ្រប់យ៉ាងគឺ ដូច្នោះ ស្រមើលស្រមៃ និង ពិតឬ មិនពិត ទាំងអស់ រស់នៅក្នុង ស្រ្តីម ដូចគ្នា នៃរូបភាពបំភាន់ , អាសនៈនៃ វិញ្ញាណ ផ្សេងទៀតដែល មិនប៉ះពាល់ដល់ ពួកយើង ក្នុងសេចក្តីពិត ទេព្រោះគ្មាន ឬ ពិតជា មិនមាន ឧបសគ្គរវាង បំណង និងពន្លឺ នៃការ សន្តប់ នេះតែងតែ មានវត្តមាន នៅក្នុងការ យល់ដឹង និងការអ្វីដែល យើង រក្សា ខ្លួនយើង ដោយសារតែយើង ជឿថានៅក្នុង ច្រវាក់ នោះទេប៉ុន្តែ នៅទីនេះ ផងដែរ មិនមាន ចរន្ត ឬការ ដឹកនាំបន្ត ប៉ុន្តែមាន សត្វ នៅស្ថានសួគ៌ អាកាស ស្រមើលស្រមៃ ដែលរស់នៅ ដូចដែលវា និយាយថានៅក្នុង ពន្លឺនៃ អតីតកាល ដោយ សំឡេងភាគច្រើន ដែល បានសម្រេចចិត្តថា ពន្លឺ បាន មានអំណាច មួយឬ វិធានការ ប៉ុន្តែបន្ទាប់មក ជាថ្មីម្តងទៀត ដែលជា ពួកគេបាន ទៅ វិខានដល់ ពន្លឺ , ពន្លឺ មិន លេង ចំណាំ ពន្លឺ និងជា ការមើលទៅ ចេញ របស់នាង។

ពន្លឺធម្មជាតិ

វាគឺជាធម្មជាតិ តែមួយគត់ដែល មានពន្លឺ ច្បាស់និង ធម្មជាតិ នេះវាជា ធម្មជាតិ ដើម្បីអនុលោម ។អនុលោម ភាពមិនអនុគ្រោះ ជម្លោះ បម្រើ បណ្តាយខ្លួន គ្រាន់តែ ជាការ **Accumulator** ឥរិយាបថ និងបញ្ហា ដឹង ទេប៉ុន្តែ មិនមែនជាការ យ៉ាងប្រៀបប្រដៅ ដូចដែល ពួកគេគឺជាធម្មជាតិ។រវាង ពន្លឺ ធម្មជាតិនិង មានការ ធ្លាក់ តិចតួច នោះហើយដែល ធម្មជាតិ នៅជុំវិញ យើងហើយ ធ្វើឱ្យយើង មានអារម្មណ៍ថា នៅភាពងាយស្រួល និងការ ស្ងាត់ ដោយសារតែ អ្វីគ្រប់យ៉ាងគឺ ធម្មតានិង ធម្មជាតិ។អាកាស អំណរ ធម្មជាតិដែល នៅជុំវិញ យើង គោះ និងការ រត់ និងការ

ប៉ះ ជាពិសេស ការប៉ះ ទន់ភ្លន់ , សម្រាប់អ្នកដែល ចូលចិត្ត puffs នៃ ពន្លឺ ។

ពន្លឺ អំណាច នុយក្លេអ៊ែរ

ប្រភព ដ៏ខ្លាំងក្លា នៃថាមពល radiates ពួកយើង បានផ្លាស់ប្តូរ , ការផ្លាស់ប្តូរ ផ្លូវចិត្ត, ដែលបន្ទាប់មក ពិចារណា បុក ដោយ អំណាច នុយក្លេអ៊ែរ នេះ។ថាមពលពន្លឺ ដ៏រំភើបនេះ ដុះ ផលប៉ះពាល់ ភ្លឺ នៃខ្លួន ដ៏អស្ចារ្យ នៃការ ផ្លាស់ប្តូរ ហើយថា ការពិត មិនបាន ទទួលរង ទេប៉ុន្តែជា ភ្នែក មួយ ធ្ល យើងឱ្យ ដឹកនាំបន្ត នៃការ រឹបអូសយកបាន ហើយ ដែលនាំ ឱ្យយើង ធ្វើសកម្មភាព។ជំរុញ វិទ្យុសកម្ម ផ្ទុះ នេះ ថាមវន្ត និងច្បាស់ លាស់ ។ដូច្នេះ យើងមាន ចំណុចកំពូល នៅក្នុងកម្លាំង ថាមពល របស់ខ្លួន នឹងត្រូវបាន ភ្នាក់ងារ នុយក្លេអ៊ែរ ដែលបាន កែតម្រូវ និងការ ដួលរលំ ពន្លឺ មិនអាចទៅរួចទេដើម្បី unbalance ដោយសារតែវា គឺជាការ epitome នៃ ការផ្លាស់ប្តូរ កម្លាំង ។ហើយគ្មានអ្វី ខ្លាំងជាង វេទ, ការផ្លាស់ប្តូរ ដែលបាន បង្កើន យើងនិង បង្កើន យើងអំពី វិទ្យុសកម្ម នេះ។

ពន្លឺភ្លើង បលេកផ្លូវចិត្ត

ដូចជាប្រសិនបើ ដោយ វេទមន្ត ឬ ភាពសុខដុមរមនា ដែលពួកគេបាន ដី និង អណ្តែត និងវាយ ស្លាប ភ្លើង បលេកផ្លូវចិត្ត ទាំងនេះដែល fascinate យើងហើយ ផ្លាស់ប្តូរ ការពិត ទៅ ដូចជា បំណងប្រាថ្នា ដ៏ល្អ នោះទេប៉ុន្តែ វាត្រូវបានគេ សង្ឃឹម សម្រាប់ ប្រផ្នូល អាត្រាក់ នៅពេលដែលយើង បានត្រឡប់មកវិញ ពិភពលោកនេះ ជាកន្លែងដែល ជាពេលវេលា នាំយើង ចេញឆ្ងាយ ម៉ាស៊ីនវិមាត្រ ពិតនិង នាំយើង ចូលទៅក្នុង ពិភព នៃការ រវើវាយ , មិនពិត ឬជា ការសប្បាយ មួយ។ដូច្នេះ មាន វិមាត្រ ទីបី នៃសកម្មភាព ញា និងថាមពល ខ្មៅងងឹត នៅពេលដែល បានមើលពី ទស្សនៈរបស់ គួត ផ្សេងទៀត ដោយ ពិត ominous ទៅ អុកស៊ីសែននិង ហូរ ភ្លើង បលេកផ្លូវចិត្ត ការទទួលបាន ដ៏នៅក្នុង ទស្សនៈ ផ្សេងគ្នានិង វិមាត្រ voluptuous ហើយដែល ធ្វើឱ្យ អ្នកដែលបាន រក្សាទុក ក្នុង រយៈពេល រមែងរម៉ោះ ។គណបក្សប្រឆាំង គ្មានអ្វី រវាង ពិត ពិភពលោក ឬ ពន្លឺភ្លើង ឬដោយសារតែ ធម្មជាតិ ខ្លាំងណាស់ដែល មាន ភ្លើង នោះទេ។

ផ្តុំរលាន់

ក្នុងនាមជា ប្រេះនា ជូរចត់និង ភ្លឺចាំង , infuriates ផ្តុំរលាន់ មតិព័ត៌មាន ដែលថា ដីរបស់ របស់មានជីវិតពី amórfica និងពន្លឺ ថ្នាំ នេះ។ជនកៀសខ្លួន នៅក្នុងសាកសព សេឡូស្ទាល bitterness ដែលពួកគេបាន បើកចេញ កំហឹង ពីសំណាក់ potentiated ដោយពន្លឺ និងអំណាច វ៉ែរ នេះ។ការរលាក និងមតិព័ត៌មាន ពន្លឺ នៃខ្លួន ដែលអនុញ្ញាតឱ្យ ឈ្លានពាន ដោយ ការដាច់ ចរន្តអគ្គិសនី ប៉ះពាល់ ទាំងនេះនៅក្នុង ភាពងងឹត អវត្តមាន នៃពន្លឺ និងអំណាច មិនស្មោះត្រង់ ហើយថា ទុក acalorar ដោយ ផ្តុំរលាន់ ថាមពល ម៉ា ០ និង បង្កើន សុភមង្គល នៃពន្លឺ។សុភមង្គលរបស់ ផ្តិម ពន្លឺនៃ មនសិកា មនុស្ស ជា។

ម៉ាស៊ីនភ្លើង

ស្រឡាញ់ ម៉ាស៊ីនភ្លើង ម៉ាស៊ីនភ្លើង ឬ ស្រឡាញ់ !

តើអ្វីដែល ជាបំណងប្រាថ្នា របស់មនុស្ស ដែលមិន ឥន្ទ្រនៈ និម្មិត នេះនិង តំណ អារម្មណ៍ នេះ តម្លាភាព ថើប និងការ រៀបរយ សម្រាប់ អ្វីមួយ ដ៏សំខាន់ ក្នុងការ អភិវឌ្ឍថាមពល អារម្មណ៍និង ទំនាក់ទំនង អគ្គិសនី ។ ម៉ាស៊ីនភ្លើង នេះ ផ្គត់ផ្គង់ egos និង បុគ្គល មុខ លាក់នៅក្នុង ការតំណាង ប្រចាំថ្ងៃ ដូចជានៅក្នុង ការទទួលយក អាហារពេលព្រឹក ឬ អាហារពេលល្ងាច ឬ ទឹកដែល មតិព័ត៌មាន ថាមពលនៃ ថ្ងៃ មួយថ្ងៃ ទៅ បាន។ គ្មាន របាំង ឬ គំនិត lacerating , enquadramo ពួកយើង នៅក្នុងការពិត ថាមពល នៃសេចក្តីស្រឡាញ់ ឬ សេចក្តីស្រឡាញ់របស់ electrifying ថាមពល ដ៏ខ្លាំង និង មើលទៅ មុតស្រួចនិង ជាតំណាង សេចក្តីស្រឡាញ់និង ភាពឯកោ ដែលរស់នៅ ចុក ដោយ ខ្សែ ដែលមិនដែល បិទ ជា អំណាចដែល មិនចេះរលួយ នោះ ទេប៉ុន្តែពិត ជាដៀងរហូត! ជាធាតុ electrifying បំណងដើម្បី មើលទៅ រៀបរយ និងការ អត់ធ្មត់ មួយចំនួន បានបង្កើត នៃការ monotony ថ្ងៃ និង oblique មុខ ដែលតំណាងឱ្យ គ្មានអ្វីនៅក្នុង មធ្យម អគ្គិសនី មាន ខ្សែ រលុង នោះទេ។ ផ្សេងប្រព្រង ចូលទៅក្នុង ការស្រមើលស្រមៃ របស់ ម៉ូតូ ខាងក្នុង និងបាន ត្រួសត្រា ពិត ប៉ុន្តែជាមួយនឹង choke ទំនាក់ទំនង ជាប់រហ័ស នេះ។ ទំនាក់ទំនង ដ៏សំខាន់ ដើម្បីជីវិត ម៉ូតូ, ម៉ូតូ នេះ មាន ការពិត និងមាន ការមូលមតិគ្នា មិនមានវត្តមាន ទេតែ ការ ពិត ស្គាល់ ផ្សេងទៀត ស្ទើរតែ ភាព ទៅនឹង បំណងចង់ ដឹង នោះទេប៉ុន្តែវា គឺជាការ នៅទីនោះ! វាតែងតែមាន វត្តមាន នៅក្នុងន័យ ឱកាស ជាបន្ទាន់ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយ មិនអាចជា ធ្ងន់ធ្ងរ ទេប៉ុន្តែ ស្តាយ ក្នុង គំនិត ម៉ាស៊ីនភ្លើង សេចក្តីស្រឡាញ់របស់ ប្រព័ន្ធផ្សព្វផ្សាយ និងធនធាន ដែលអាចប្រើបាន ; អំពីសេចក្តីស្រឡាញ់ ម៉ាស៊ីនភ្លើង គឺតែងតែ មានចំណីជាធាតុ និងបរិស្ថាន ដែលមិនមែនជា និម្មិត ណាមួយ ផ្សេងទៀតនិង បានគ្រប់គ្រង នេះ យ៉ាងខ្លាំង ត្រូវបាន ការ បណ្តោយខ្លួន , នោះ មិនអាច ដកការវិនិយោគ ដោយខ្លួនឯង នៃ ការមានអារម្មណ៍រីករាយ វា បង្កើត បានហើយ proliferates ក្នុង មុខ ដែលមិនធ្លាប់មាន បច្ចុប្បន្ន នេះនៃ ដុំ ព្រលឹង អ្នកតែងតែ ចង់ រារាំង។ សម្រាប់វា មិនអាចលក់ ដុំ នៃថាមពល ណាមួយ ដែលជា ថាមពល មួយនិង ពហុវប្បធម៌ នៅក្នុងន័យ នៃការពេញចិត្ត របស់ខ្លួន , ការពេញចិត្តដែល មានការរីកចម្រើន ការពិត ជាច្រើន សម្រាប់ យើងជា និម្មិតនិងការ ស្រមើលស្រមៃ តែប៉ុណ្ណោះ នៅក្នុងវត្តមាន របស់អ្នកដទៃ ឬនៅលើ កញ្ចក់ លាក់ទុក ថាមពល បទប្បញ្ញត្តិ ថ្មីថាមពល វិញ្ញាណរបស់ នីត្រង់ , ថាទាំងនេះ គឺជា សត្វដែល ពិតនៃ ពន្លឺ។ ធាតុ អាចបំភ្លឺ ឡើង!

អគ្គិសនី

នាពេលបច្ចុប្បន្ន នេះ តាមរយៈការ ហូរ យើងនិង ផ្តល់ឱ្យយើង revitalizes ប្រចាំថ្ងៃ កម្លាំងនិង mime ដែល gleaming និង មនុស្ស ដ៏ចេសវិងវូស បាទ ! ឈើច្រត់ ដោយសារតែវា អាចជា កម្លាំង នៃ ពន្លឺឬ ការគាបសង្កត់ និងការ ឈឺ convallescent ដែល ប្រមាថ ដល់ការ ពិត dualistic និងការ គាបសង្កត់ ។ មិនមាន abatas អ្នកអំពី បង្គោល អវិជ្ជមាន នាពេលបច្ចុប្បន្ន នេះ infiltrating subconscious និងការ កាត់បន្ថយ ការឈឺចាប់ យ៉ាងជ្រាលជ្រៅ នៃបុគ្គលិកលក្ខណៈ ដ៏សំខាន់និង ប្រឆាំង មតិព័ត៌មាន អ្នក ជាការ ពិត អស្ចារ្យ និងទីតាំង នៃការប្រឆាំងនឹង សៀគ្រី គីមីនិង គីមី ទូលំ នៃ ស្មារតី នៃការបង្កើតថ្មី និងសមិទ្ធិផល សម្រេច នេះដែលមិនមែនជា ការផ្ទេរ ជាការ ត្រូវគ្នា Rida feeders ភ័យបារម្ភ មិនមាន អារម្មណ៍រីករាយ ទេប៉ុន្តែ drags ចិត្ត ទៅ រលក មេដៃក នៃការគិតនិង ការបញ្ជូន នេះ។ ការផ្តល់ នៃគំនិត នេះគឺជាការ ពិតនិង ម៉ាញ៉េទិច និង អភិវឌ្ឍ សៀគ្រី ហើយគ្មាននរណាម្នាក់ អាចបដិសេធ សៀគ្រី ទាំងនេះមាន ការរីករាលដាល បច្ចុប្បន្ននៅក្នុង ខ្យល់ មិនចេះចប់ នៃ អារម្មណ៍ និង

ការសប្បាយ គេជិះជាន់ ដោយសារតែយើង ទាំងអស់គ្នា ត្រូវបាន ចាប់ផ្តើម ថាមពល ពីខាងក្រៅ **Beta-blockers** ប៉ុន្តែថា បង្កើន ការស្រសកឃ្លាន របស់យើងសម្រាប់ ជីវិត។ ដូច្នេះការ ដឹកនាំបន្ត ទាំងនេះ ប៉ះពាល់ដល់ ការគិត របស់យើង ហើយពេលខ្លះ កើតមានឡើង ឬការ អភិ វឌ្ឍ ជម្លោះ នៅក្នុងការគិត នោះទេប៉ុន្តែថា អាចនាំមកនូវ សុភមង្គល អគ្គិសនី នេះថា រំភើបនៃ ច្រកទ្វារ នេះនឹង នាំទៅដល់ ការពិត ខាងក្រៅ។

ពន្លឺ ពណ៌ខៀវ

បង្កឱ្យមាន អារម្មណ៍ ដ៏ខ្លាំង ពន្លឺ ពណ៌ខៀវ កាត់ ស្ពាននិង ជណ្តើរ និង **infiltrates** អំណាច នៃអារម្មណ៍ដែល មតិព័ត៌មាន និងការ អភិវឌ្ឍ មោះមុត មានសក្តានុពល នេះ។ ស្ថាភូតិ ជ្រុល សម្រស់ ឆ្លើម ប្រកាន់អក្សរតូចធំ នៃ តម្លាភាព មិត្តភាព ដ៏ក្បោះក្បាយ ដែល កំពុងតែស្វែងរក ការតូចមួយ ពណ៌ខៀវ ជាច្រើនទៀត, រឹងមាំ, ខ្លាំងបន្ថែមទៀត របស់ខ្លួននិង មានការរីកចម្រើន នៅក្នុងយើង ជាមួយនឹង ផលប៉ះពាល់ យ៉ាង

ដ្រាលប្រដៅ ក្រុមហ៊ុន **Constellation** អារម្មណ៍ និងការ នៅដាច់គ្នាយ ក្នុង រលក ដី នេះ។ អំណាចនេះ ប៉ះពាល់ដល់ គំនិត ឬ

យ **oblique** បាត់បង់ អារម្មណ៍នៃ ការរស់នៅក្នុង ស្រមោលនៃ ពណ៌ខៀវ មុជទឹក ប៉ះពាល់ដល់ មិត្តភាព ដ៏ដ្រាលប្រដៅ និងយូរអង្វែង វា បាន អនុវត្ត ដោយខ្លួនវា ឆ្លើម ផទមន្ត នៃការ ឆ្លុត ហើយ ស្រឡាញ់ រីករាយ នៃសម្រស់ ដ៏កម្រនិង **toning** ពណ៌ខៀវ។ ខ្សែស្រឡាយ នៃ អាំងតង់ស៊ីតេ ព្រលប់ នាង មានការរីកចម្រើន និងការ បញ្ជូន ថាមពលនិង ការការពារ នៃការ កក់ក្តៅ អាក្រក់និង រីករាយ ជាមួយនឹងការ ឈឺចាប់ និង ភាពស្លៀមស្លាត់ , គ្មាន , មិន រហ័ស ថា **eludes** និង ក៏បានលើកឡើង ឱ្យយើង គិត អរូបី មួយ, វា គឺជា ពន្លឺ ពណ៌ខៀវ ដ៏រឹង

មាំនិង **intensifier** ការមានអារម្មណ៍រីករាយ ពិតនិង ស្រមោលស្រមៃ នោះទេប៉ុន្តែវា ប៉ះពាល់ដល់ ហើយដែល តែងតែ ប៉ះពាល់ដល់

នាងដើម្បី ផ្លាស់ទីនិង បានរត់ ចេញពី ដែនកំណត់ សម្រាប់ មិត្តភាព ចាំបាច់ និង យូរអង្វែង ។ នាងបាន ធ្លាក់ក្នុង សេចក្តីស្រឡាញ់និង ដែល បាត់បង់ ពីហេតុផល ទេតែ បម្រើ អាហារដើម្បី អារម្មណ៍ របៀបដែល ភ្ជាប់មក និងនាំមកនូវ សេចក្តីរីករាយ និងមាន ចិត្តលោភលន់ រីករាយ , ការសប្បាយ ដែលជា កាតូរី និងការ លុកលុយ អ្វីទាំងអស់ និងជា ផ្តើមរក នៃការ រំភើប ជាមួយនឹង ពន្លឺ ពណ៌ខៀវ នេះដែល ស្ថិត ចុះហើយ រមៀល

abrocha ប្រមូលផ្តុំ នៃ ថាមពល ដែល ហិនហោច ជាមួយនឹងពេលវេលា នោះទេប៉ុន្តែថា មិនបាន បាត់នៅក្នុង ពេលអនាគត នេះ ពោលគឺ តែងតែត្រូវបាន ធ្វើបទបង្ហាញពី ពន្លឺ ការពារ នេះ ដែលមិន អនុញ្ញាតឱ្យយើង វិវឌ្ឍ កម្រិតនៃ ការសប្បាយ ភ្លឺ មិនអាចគ្រប់គ្រង បាន។

ខ្សែថាមពល

អារម្មណ៍លាក់ទុក រស់រវើក នៃការបារម្ភ រត់តាមរយៈ សាកសព **feeders** ដែល ក្តីសង្ឃឹម តាមរយៈ ខ្សែ អគ្គិសនីនិង អ្វីដែលថ្មីនិង ដ៏ អស្ចារ្យ ដែលទុក ចលនា បិតវន្ត ប៉ុន្តែជាមួយនឹង ការគិត មានល្បឿនលឿននិង មានបំណងចង់ ។ ចលនា ពិការ ភាពតានតឹង បាន កើនឡើងនៅក្នុង ស៊ុម និងពិតជា បានគ្រប់គ្រងនិង វាស់ ចលនា ចុះជណ្តើរ នៃការគិត ដែល ភ្ជាប់ យើងទៅ គ្នាទៅវិញទៅមក។ ជណ្តើរ នេះ គឺមាន គំនិត ដែលយើង

ង **categorize** ឥរិយាបថ មុខ និងការ ចលនា និងក្របខណ្ឌ ដែល យើងនៅក្នុង ការចុះ និងការ ឡើង នៃគ្រា នៃជីវិត ពន្លឺ មតិព័ត៌មាន កើនឡើង ដោយគ្មានការ បញ្ឈប់ ការ នាំអ្នកទៅ ឆ្លុត ពីការពិត ដែលថា ទូទៅ ក្នុង វិ ន។ **XXI** , ថាមពល , ផទមន្ត, សំលៀកបំពាក់ ទាំងអស់ ជាមួយនឹង ការចុះសម្រុងគ្នា ច្បាស់ នោះទេតែ ចូរប្រយ័ត្ន ជណ្តើរ មិនមែន អ្នករាល់គ្នានឹង ការកើនឡើង នៃជីវិត នេះមាន មនុស្ស ម្នាក់ដែល ឡើង ជណ្តើរ មួយដែល កើនឡើង និងជាពិសេស នរណាម្នាក់ គាំទ្រ នោះគឺ គ្រប់គ្រាន់ហើយ ឬវា ជាបញ្ហា មួយនៃការតុល្យភាព។ តុល្យ

ភាព នៃអំណាច គឺមានសារៈសំខាន់ ក្នុងការ តុល្យភាព នៃចលនា និងការ ធ្លាក់ និងបាន កើនឡើងដល់ កម្រិតនៃការ ជា រៀងរាល់ នោះទេប៉ុន្តែ មិនមែនទាំងអស់ សមនឹងទទួលបាន ដើម្បីចូលទៅ ចុះឬ ដើម្បីគាំទ្រ ពួកយើងនៅលើ ការឡើង កិច្ចខិតខំប្រឹងប្រែង និងការ តស៊ូ ត្រូវបាន គន្លឹះដ៏សំខាន់ ហើយបន្ទាប់មក បង្កើនការ ខ្លួនឯងទៅ ជាវិញ្ញាណ នៃការបូជា នោះទេដោយមិនមាន ការរងរបួស ឬការ ឈប់ និងការ នាងនឹង នាំអ្នក នៅក្នុងពន្លឺនៃ ការ គិត នោះទេ។ គ្មាន តុល្យភាពនៃ កងកម្លាំង ខាងក្រៅដែល អាចផ្តល់ ជំហាន នេះគឺជា រឹងមាំនិង មានអាហារញ៉ាំ ដោយ ខ្សែ នៃក្តី សង្ឃឹម មកដល់ ខ្សែ អគ្គិសនី ដ៏សំខាន់បំផុតមួយ វដ្ត នៃជីវិត ថាមពល ដែល មតិព័ត៌មាន នៅលើផែនដី នេះ។

ពន្លឺ effervescent

លោក Cai និង burble , ពន្លឺ និងការ ពង្រីក ចូលទៅក្នុង ពន្លឺ សាខា បំណងចង់ impregnable , វាគឺជា effervescent បំភាន់ មើលទៅដូចជា ទាំងអស់ ពន្លឺ ដែលបន្ទាប់មក គ្មាន ពេលដែលប្រឈមមុខនឹង ការពិត ខាងក្រៅ។ ទទួល អំពើអាក្រក់និង ឆ្គួត របេះរេប៉ោះ បំណងចង់ effervescent ក្លែងក្លាយ ជាការ ពង្រីក សេចក្តីស្រឡាញ់និង ការចម្លងរោគ , កាន់កាប់ អស់ទាំង គំនិតនិង បានអនុញ្ញាតឱ្យ គ្របដណ្តប់ និងត្រូវបាន លេចធ្លោ វាជា ការផ្លាស់ប្តូរ នៃថាមពល ស្នូល ក effervescent ដែលទៅមាតិកា luminous នៅទីនោះ។

មេឃ ភ្លឺ

គ្មានអ្វីដែល កាន់តែខ្លាំង ជាងការប្រាថ្នា ដើម្បី សម្រេចបាននូវ តុល្យភាព ដ៏ល្អឥតខ្ចោះ នៃមេឃ ភ្លឺ ដូចដែល ពួកគេគឺជា តារា ដែល ផ្តល់ឱ្យអ្នកនូវ ជីវិតនិងការ ផ្លាស់ គំនិតនិង គំនិតឬ ការពិត បំណងដើម្បី បេតុង នេះ។ គ្មានអ្វីដែល ស្រស់ស្អាតជាង មេឃ ភ្លឺ ដោយ ថាមពល constelares ដែល ថ្លឹងខ្លួនឯង ទៅជា អន្តរកម្ម ថេរ រវាង តារា និងអំណាច នៃផ្កាយ នេះ មានតែមួយ , ដូចដែលខ្ញុំ បាននិយាយថា អ្វីដែល ខ្លាំងជាង ព្រលឹង បំណងប្រាថ្នា មេឃ បំភ្លឺនិង បំណងប្រាថ្នាសម្រាប់ ការផ្លាស់ប្តូរ និងការ ទំនាក់ទំនង និងការ ប៉ះ ជាមួយតារា magnetize គំនិត ។

បង្វែរ ថាមពល

វា ភ័យខ្លាច ខ្ញុំពីរបៀប ថាមពល បាត់ ក្នុង ផ្សែង ដោយគ្មាន ភ្លើង ពោលគឺ មិនចង់ បកស្រាយ mica ពិត COS ។ ខ្ញុំខកចិត្ត នៅពេលដែល ថាមពល ដ៏សំខាន់មួយ ត្រូវបានគេ បង្ក្រាប ដោយ ការស្តាប់នៅ និងការ គ្រឿងស្គាល់ នៃ អារម្មណ៍ គឺពិតជា របាំងនៃ ភាពត្រឹមត្រូវខាងនយោបាយ មួយ។ ឱ ព្រលឹង នៃថាមពល បរិសុទ្ធ បំណង អ្នកចូលទៅក្នុង មេឃ មួយនិង រុយ គំនិត ដែល មិនមាន នាពេលបច្ចុប្បន្ន លើកទឹកចិត្ត នៃ អង្គហេតុ និងការ ផ្លាស់ប្តូរ នៃអ្វីដែល ការពិត ត្រូវបាន ផ្លាស់ប្តូរ ជំហាន និង វដ្ត ដែល ទាំងអស់ បានឆ្លង និងអភិវឌ្ឍ ប៉ុន្តែមិន នៅក្នុងវិធីនៃ ការភ័យខ្លាច និងការអារម្មណ៍ sofridão ។ ដោះលែង ខ្លួនអ្នកនិង ពង្រីក ដែលអ្នក រងទុក្ខលំបាក ហើយជាពិសេស ការផ្លាស់ប្តូរ នៃជីវិត ការផ្លាស់ប្តូរ ដែលបាន ជំរុញឱ្យ ពួកយើង នេះ។

ពន្លឺនៃជីវិត

លិច អ្នក នៃ ចំណង់ចំណូលចិត្ត នេះ។ហេតុអ្វីបានជា សភាវគតិ ស្រឡាញ់និង ចង់ឱ្យ ស្រឡាញ់ តណ្ហា និង ការខកចិត្ត បើក រូបភាពបំភាន់ ជា ច្រើន។ **deluded** និង ស្រឡាញ់ខ្ញុំ ផ្ដោតសំខាន់ និងការ ផ្ដោតអារម្មណ៍ នៅទូទាំង វិធីសាស្ត្រ នៃសេចក្ដីស្រឡាញ់ នៃសេចក្ដីពិត ថា **pierces** កុហក ណាមួយ។អាក្រាតនៅលើ វាលលេង របស់ ជាទីស្រឡាញ់ ដែលយើងកំពុង ប្រឈមមុខនឹង អត្តសញ្ញាណពិត នៃការ ដូច្នោះ តម្រូវឱ្យយើង ស្រឡាញ់ យ៉ាងជ្រាលជ្រៅ មួយដែល មានមនសិកា ពី មូលហេតុដែល ត្រូវបាន ស្រឡាញ់និង នៅឡើយទេ មាន ការបែងចែកជា ពីរ ចាំបាច់ នៃការ ពេញចិត្ត ដ៏ល្អ វិញ ហើយ ស្រឡាញ់ ផងដែរ , ភាសា នេះត្រូវបាន សន្មត $1 + + 1 = 1$, ពេល ឡើយមួយ មិនអាច រីករាយនឹង អ្វីនោះទេ។ដូច្នោះ ឡើយមួយ $1 + + 1 = 2$, ត្រឹមត្រូវ , ប៉ុន្តែការ ប្រព្រឹត្ត នឹងមិន មានផលិតភាព ប្រសិនបើ លទ្ធផលគឺ មិនមែនជា បច្ចេកទេស ដែលបាន ចង ឥរិយាបថ និងតម្លៃ និង ឥរិយាបថ នៅក្នុងទូទៅ, ដូច្នោះ បន្ទាប់មកមាន ទីតាំង រូបរាង មួយក្នុង ពាក់កណ្ដាល នៃការ រួមភេទដ៏ស្រស់ប្រសាល នេះ។លក្ខណៈបុគ្គល ឬ សកម្មភាព ផ្សេងទៀត និងការ យល់ នេះជា ប្រភព តែមួយគត់ ពី តនៃ ការសប្បាយ , ឬ មានន័យ ថាជា សកម្មភាព សេរីភាព ពិតៗខ្ញុំ មិនបាន រស់នៅ ឱ្យបានគ្រប់គ្រាន់ដើម្បី ជំនះ ជំហានដូចខាងក្រោម នេះ កក្កដូ មិនប្រាកដនិយមបើ នឹងមាន លក្ខណៈវិនិច្ឆ័យ សម្រាប់ការ ជាច្រើននៃ អ្នកខ្ញុំ ចង់ឱ្យប្រាកដថា ពិតជា ដូច្នោះខ្ញុំ ស្រមៃ ឱ្យខ្ញុំ លា ពីពេលមួយ ទៅ ពេលវេលានិង នាពេលបច្ចុប្បន្ននេះ គឺមាន ស្ទើរតែ លាជាការ បែបនេះ មាន ជា លា សិប្បនិម្មិត ដែលបាន ក្លែងបន្លំ នោះទេប៉ុន្តែ អ្នកដែលបាន កើតឡើង ពិតប្រាកដ ចិត្ត ពេលខ្លះ នៅក្នុងតួនាទី នេះបាន យក ការសន្និដ្ឋាន ផ្ទាល់ខ្លួន របស់អ្នកខ្ញុំមិន ដែលមាន នៅទីនេះសម្រាប់ការ ជួបដោយចៃដន្យ អំពី ភាពល្អឺល្អ មានការភ័យខ្លាច , និង ឥរិយាបថ ដែលមិន ធ្វើឱ្យមានការ ចាប់តាំងពីការ អ្នក គឺមាន តែនៅក្នុង កាលៈទេសៈ មួយចំនួន ហើយនៅពេលដែល វិនិច្ឆ័យដោយ អ្នកផ្សេងទៀត ពោលគឺ ជាញឹកញាប់ អាស្រ័យ លើ " ជំរក " របស់មួយ មួយចំនួននៃ ហេតុផល ដែលថា នោះខ្ញុំ ចង់ និយាយថាខ្ញុំ អ្នក ខ្ញុំបាន សន្មតថា ចូលចិត្ត មនុស្សជាច្រើន ហេតុដូច្នោះហើយ យើងមាន មិន ពេញចិត្ត ដែលយើង ចង់បាន សេចក្ដីស្រឡាញ់ កាន់តែច្រើន និងមានច្រើនទៀត ... ហេតុអ្វីបានជា មហិច្ឆតា ដូច្នោះ ដោយក្ដីស្រឡាញ់ ជាច្រើនដូចជា ខ្ញុំបានដាក់ សំណួរ ។ដកថយ និយាយថា ដូចខាងក្រោម, ទាំងអស់គឺ ឥតគិតថ្លៃដើម្បី ប្រព្រឹត្ត ភាពល្អឺល្អ ក្នុងសេចក្ដីស្រឡាញ់ ដែលយើងមាន ដែលងាយរងគ្រោះនិង បានរៀបចំ ជាញឹកញាប់។យើងចង់ ជឿថាវា គឺជាការពិត សេចក្ដីស្រឡាញ់ ដែលថា ហេតុអ្វីបាន ទេព្រោះយើង ត្រូវបានគេ ស្រឡាញ់ អារម្មណ៍ ថា **arouses** ស្រឡាញ់ និងការ កេះ ប្រាថ្នា នៃជីវិត ទង្វើនៃ សេចក្ដីស្រឡាញ់និងការ បញ្ជូន សេចក្ដីស្រឡាញ់ យ៉ាងច្បាស់និង ដោយឯកឯង , ខ្ញុំ ចង់និយាយថា ដោយសារតែខ្ញុំ មានសិទ្ធិ និងត្រូវ ស្រឡាញ់ព្រោះ ស្រឡាញ់គ្នា និងផ្តល់ ពន្លឺ ដល់ជីវិត តាមរយៈ ការខិតខំប្រឹងប្រែង និងការដឹកនាំ មួយនៅលើ ផ្លូវ ដោយមិន ស្រក់ទឹកភ្នែក ឬមាន ការឈឺចាប់។សូមរីករាយ ជា មួយដ៏អស្ចារ្យ ដែល បង្ហាញអ្នក មេ ថាមពល អតិបរមា។នេះ លេង ពន្លឺនៅក្នុង ផ្ទៃម ដែល បំភ្លឺ ប្រព័ន្ធព្រះអាទិត្យ ខ្លួនវា ជឿខ្ញុំទេ។មិនដែល ផ្អែក ឆ្ងាយ បាន ចាប់យក ពន្លឺនៃ ក្ដីស្រឡាញ់ , ព្រោះវា រីករាលដាល តាមរយៈការ ទំនាក់ទំនង ស្អុយ ជំរុញ ថាមពល ទាំងនេះ។ហើយតើ រីករាលដាលនិង សមីការ $1 + 1 + 1 + 1 + \dots = \text{Infinity}$ ឬក ។ជាការប្រសើរណាស់ វាល ពេញដោយក្ដីស្រឡាញ់ សម្រាប់កងកម្លាំង ម៉ាញ៉េទិច កម្លាំង ដែលតាក់ចិត្ត និងទាក់ទាញ បំណងប្រាថ្នាដើម្បីស្គាល់ និងបាន បំពេញ បំណងប្រាថ្នា ឬគ្រាន់តែ រីករាយជាមួយ។

សមាគម ថាមពល

ពន្លឺ កំដៅ ព្រះអាទិត្យ : អំណាច : ដោយឡែក : ទឹកមាត់ : ការថើប : ការចែករំលែក : អារម្មណ៍ : សេចក្តីអំណរ : គណបក្ស
 : ថ្ងៃខួបកំណើត : ខួបកំណើត : អាយុ : អាយុ : អត់ធ្មត់ : ការតស៊ូ : សញ្ញា : ការលះបង់ : ការឈឺចាប់ : ការព្យាបាល :
 ពេទ្យ : សុខភាព : កម្លាំងរស់ : ថាមពល : អំណាច : ងាប់លិង្គ : ការមិនសប្បាយចិត្ត , ទុក្ខព្រួយ : បាត់បង់ : **Vertigo**
 : វិលមុខ : ធ្លុត : ធ្លុត : មន្ទីរពេទ្យ : មន្ទីរពេទ្យ : ដកហូត : បំណងចង់ : ប្រាថ្នាចង់បាន : ចង់ : ការឈ្នះ : ជ័យជម្នះ :
 សមរម្យ : សង្គ្រាម : ការស្លាប់ : បាត់ : ការខាតបង់ : គ្មាន : ភាពងាយ : ការគិត : បង្កើត : បង្កើត : កុហក : ភាពសាហាវឃោរឃៅ
 : អសីលធម៌ : ការដាក់ទណ្ឌកម្ម : ការដាក់ទណ្ឌកម្ម : បន្ទោស , ការផាកពិន័យ : ថ្នល់ស : ការការពារ : សុវត្ថិភាព : ស្ម័គ្រភាព :
 គុណភាព : អគុណភាព : មិនប្រក្រតី : ជំងឺ ចិត្តសាស្ត្រ : ជំនួយ : ការព្យាបាល : ការព្យាបាល : ការចាក់ : គិលានុបដ្ឋាយិកា :
morphine : ឱសថ : ការបំភាន់ : ការខកចិត្ត : ភ័យ ថប់បារម្ភ : តង់ស្យុង : ការប្រយុទ្ធ : ការប្រយុទ្ធ : ចម្បាំង :
 អ្នកឈ្នះ : ពូជសាសន៍ : ការប្រកួតប្រជែង : ថ្នាំ **Adrenaline** : ការភ័យខ្លាច : ភ័យខ្លាច : សង្ស័យ : សំណួរ : សំ
 ណួរ : ចម្លើយ : សំណួរ : ចង់ដឹងចង់ឃើញ , ការប្រាក់ ; ការពេញចិត្ត , សេចក្តីរីករាយ : **Orgasm** : អារម្មណ៍ : មា
 នមនសិកា : គុណនេយ្យភាព : មានកំហុស : មានកំហុស : គ្មានកំហុស : ដោយឥតគិតថ្លៃ : សេរីភាព : យុត្តិធម៌ : ភាពស្មោះត្រង់
 : សេចក្តីពិត , ស្មោះត្រង់ , តម្លាភាព : មើលមិនឃើញ : ប្រាកដ : មិនមាន : ការស្រមៃស្រមៃ : ការច្នៃប្រឌិត , សុបិន្ត : គេង
 : ការសម្រាក : ការសន្តិភាព : ស្ងប់ស្ងាត់ : ចេញ : បញ្ឈប់ការ : ទីសំគាល់ : ទិចិត្តសញ្ញា : គំនូរ : ខ្មៅផៃ : កៅស៊ូ : សំ
 បកកង : ផ្លូវ : ការធ្វើដំណើរ : ដឹកជញ្ជូន : រថភ្លើង : បន្ទាត់ : ម្តុល : ម្តុល : ដេរ : ប្រតិបត្តិការ : អន្តរាគមន៍ : ការផ្លាស់ប្តូរ
 : ការផ្លាស់ប្តូរ : ជំហាន : ការធ្វើមាត្រដ្ឋាន : ចំណាត់ថ្នាក់ : សន្ទស្សន៍ : លក្ខខណ្ឌ : ពាក្យ , ឃ្លា : កិច្ចសន្ទនា : ការទំនាក់ទំ
 នង : កន្សោម : បាតុកម្ម : បទបង្ហាញ : សេចក្តីផ្តើម : បុព្វកថា : សេចក្តីណែនាំ : សៀវភៅ : សន្លឹក : ដើមឈើ : ធម្មជាតិ
 : ខ្យល់ : អាកាស : សមុទ្រ : ភ្លើង ផែនដី ប្រព័ន្ធព្រះអាទិត្យ : ថាមពល ពន្លឺ : អំណាច : កាំរស្មី :) ពណ៌ខៀវ

កែលម្អថ្មី ថាមពល

រស់នៅ មិនពេញចិត្ត ជាមួយនឹង ការពេញចិត្ត

ភាពរុងរឿង នៃពន្លឺ

ខ្ញុំពិតជា ពណ៌ទាំងអស់ ដើម្បីគួរ ពិភពលោករបស់អ្នក

ពន្លឺ ពិការ

អ្វីមួយដែល នឹងបញ្ឈប់ ពួកយើង ប្រសិនបើយើង ចង់បន្ត ទេប៉ុន្តែ ហេតុអ្វីបានជា បញ្ឈប់ការ ប្រសិនបើវាគឺ ជាសកម្មភាព មួយដែល លាត និង
 បង្កើត អារម្មណ៍ , អារម្មណ៍ និង ការ **stimuli** នោះទេព្រោះ នៅពេលដែល មាននរណាម្នាក់ ឆ្លើយតបទៅនឹង ពួកយើងនិង ប្រតិកម្ម

សកម្មភាព របស់ខ្ញុំ មិត្តភក្តិ ការអត់ធ្មត់ និងការ ស្នើបការណ៍ ដើម្បីយល់ ផ្សេងទៀត ដែលកំពុងត្រូវបាន ប្រឈមមុខ ការឈឺចាប់ ។នោះហើយជាសំ
ណួរ ថាហេតុអ្វីបានជា ដោយឥតគិតថ្លៃ ថាមពលដែល ធ្វើឱ្យ ពួកយើង ដូចជាប្រសិនបើ យើងមាន កុមារ ទាំងឡាយដែលគ្មានចម្លើយ ។ភាពក្លាហាន
ពាក្យ ជាទីស្រឡាញ់ របស់ខ្ញុំគឺ ដើម្បី វិនិច្ឆ័យទោស និង អ្នកដែល នឹងក្លាយជា ចៅក្រម នៃហេតុផល ដែលអាច ជាការ ធម្មតានិង មិនធម្មតា
... នរណាម្នាក់ !យើងទាំងអស់គ្នា មានជំនឿ រីឯខ្ញុំខ្ញុំ មានជំនឿលើ អ្នកដែលមាន ជំនឿ ផ្តល់ឱ្យ ថាករណី នៃការព្រួយបារម្ភ នៃឆន្ទៈ និង ទ្រង់
សព្វញ្ញាណ និងបំណងប្រាថ្នា នេះ, ប៉ុន្តែជា ពិណ ដែល ក៏បានលើកឡើង និង eludes បញ្ជូន សំឡេង មធ្យម ជាមួយនឹង អក្ខរ
hallucinatory មួយ។គ្មានអ្វីច្រើន ជាងការ សម្រាកនិង ស្តាប់ យើង មានពីរ ត្រចៀក និងមួយ មាត់ ដើម្បីស្តាប់ ពីរដង ជាច្រើន
នដូចជា យើងនិយាយ និង ភាពស្ងៀមស្ងាត់ គឺជាសកម្មភាព និងមិនមាន រឿងណាមួយ ឬ មិនរៀបរយ , ប៉ុន្តែ អ្នកនឹង ព្យាយាម ប្រសាំងនឹង
ស្ងៀមស្ងាត់ សូម្បីតែ អាចជា បញ្ហា យ៉ាងស្មុគស្មាញ ប៉ុន្តែការ ឆ្លើយ ប្រធានបទ ជាច្រើននិង ភាពស្ងៀមស្ងាត់ គឺ ជាដៃគូ ស្ងៀម ប៉ុន្តែអាច ដំណើរ
ការបាន ដូចជា អាវុធ ដ៏ល្អឥតខ្ចោះ ចង់បាន ជំរុញ និងបំណងប្រាថ្នា មិនអាចគ្រប់គ្រង ដូច្នោះ បន្ថយ ចុះហើយ ស្តាប់ ស្តាប់ ភាពស្ងៀមស្ងាត់ នៅ
ក្នុងអ្នក !

ប្រសិនបើមាន ថ្ងៃមួយ ជាមាន ចម្ងាយ

ប្រសិនបើមាន ថ្ងៃមួយ ជាមាន ចម្ងាយ មួយ នឹង ពិយាត , គួរឱ្យខ្លាច , រំខាន , ឬ មានការ ភ្លឺ ឥតស្រាកស្រា , ដ៏ស្រស់ស្អាត ពេញដោ
យរស្មីនិង ថាមពល ... រាល់ ការស្នើ ដែលជា មនុស្ស មាន លក្ខណៈ ខុសគ្នា, របៀប ផ្សេងគ្នា នៃសកម្មភាព ពន្លឺ ផ្សេងគ្នា ពោលគឺ ការស្នើ
គ្នា /តែមាន តែមួយគត់និង ផ្តាច់មុខ ។ផងដែរ ប្រសិនបើមួយ ថ្ងៃ នឹងមាន ចម្ងាយ យ៉ាងហោចណាស់ វាគឺជា ដើម ។រាល់ ការស្នើ មាន ទម្រង់
នៃ សកម្មភាព នេះ, ដូចជា នៅពេលណាមួយ មនុស្សដែល ចែករំលែក នៅតាមដង កើតឡើង ប្រភាគ ។តើយើងកំពុង ធ្វើសកម្មភាព នៅលើ ផ្ទៃម
/ មាន, យើងអាច ផ្តាច់ប្តូរ ទិសនិង ទិសដៅ ។ទាក់ទងទៅនឹង គោលដៅ នេះនិង ជាលើកដំបូងដែល ខ្ញុំនឹង ហៅ ព្រះនាមរបស់ ព្រះនៅ ថ្ងៃមួយ
យ បានបង្ហាញខ្លួនឡើង ដើម្បីឱ្យមាន ជំនឿ សន្តិភាព និងជំនឿ ជាមួយនឹងការ តាម កូរ៉ាន់ ដែលបានប្រាប់ ខ្ញុំពី រឿង ដូចខាងក្រោម ដែល ខ្ញុំនឹងពិ
ពណ៌នាអំពី : គឺអ្នក លេងប្លោម សម្រាប់ការ ផ្តល់ឱ្យដៃនិង ខ្លាំងក្លា ស្មើស្ម័គ្រ ព្រះ ឱ្យចាកចេញពី អ្នកបាន ពិន្ទុ អតិបរមានិង បានចាកចេញពី អ្នក
damn មួយ។រឿង ទីស្រឡាញ់របស់ខ្ញុំ ដែលបាន ចុះ ចុះ ប៉ុន្តែអ្នកដែល នៅទីបំផុតបាន ចេញផ្សាយ ព័ត៌មាន នេះ? ក៏ប៉ុន្តែ ក្រៅពី រឿ
ងនេះ ខ្ញុំចង់ប្រាប់ អ្នកថា យើងមាន សកម្មភាពនិង កាំ / នឹងត្រូវ សម្តែង ជាមួយនឹង បរិស្ថាននិង គ្នា រីល គ្រាប់ទ្រុកទ្រុក ជាមួយនឹងថាមពល
/ រាង / ឥរិយាបថ របស់អ្នក។

ការបង្រៀនរបស់ ឪពុក បញ្ចប់ការសិក្សា នៅក្នុងពន្លឺ នៃជីវិត

ខ្ញុំសូមអរគុណដល់ ឪពុករបស់ខ្ញុំបាន ចូលរួមចំណែក នេះដើម្បី បង្រៀន ខ្ញុំផងដែរ ... បន្តិចនៃ អ្វីគ្រប់យ៉ាងដែល មួយ ... នោះគឺជា របៀ
បដែលយើង ... យើង បានបង្កើតឡើង នៅពេលដែលយើង មានការ យកចិត្តទុកដាក់ ដល់ជីវិត ... នៅ ជុំវិញយើង ... ដោយមាន ភា
ពប្រែប្រួល ទៅទាំងអស់

ពន្លឺ ឆ្មុះបញ្ចាំងពី

ខ្ញុំ reflect'm ឆ្មុត គ្រាន់តែ

ព្រឹក ប្រាយ

តើធ្វើដូចម្តេច ល្អដូច្នោះ ក្រោកឡើងនៅក្នុង ពិភពលោក របស់ខ្ញុំ ជាមួយនឹង Canary ដើម្បី ច្រៀង ត្រី ហែលទឹក និងអុកស៊ីសែន មែកធាង។ ខ្ញុំបាន ផ្តល់ជូនអ្នក សមគំនិត របស់ខ្ញុំ: pints Canary បាន enchants ជាមួយនឹង ការច្រៀង របស់នាង។ នេះ ជា ការហែលទឹក ត្រី smartie និងស្លាយ នៅលើ ទឹក។ និង bonsai ក្រុមហ៊ុន Amazon ដែល ដកដង្ហើម និងបំផុស ។ ក្នុងរយៈពេលបី នេះ glittering មនុស្ស និងការបំផុសគំនិត នៃពិភពលោក របស់ខ្ញុំ ខ្ញុំកាន់ តែច្រើន ពិភពលោក ពិភពលោក នៅក្នុងបង្អួច ដែល មានចំនួនសរុប លើពិភពលោក ដូចដែលវាគឺ 20 ឆ្នាំមុន នេះ មានតែ ជាឧបាសរណ៍មួយនៃ សហជីព មួយដែល នៅតែ មាន តំណាង ។ សង្គមនិយម ស្ម័គ្រខ្ញុំមាន ផងដែរ ផ្កាកុលាប វាលខ្សាច់ ពីរ, ទាំងពីរ តែងដោយ ពេលនោះ គ្រាប់ ខ្សាច់ នៃ វាលខ្សាច់ ដែល ធ្វើឱ្យខ្ញុំ ប្រមើលមើល មួយដែល មានសាមគ្គីភាព ក្នុងពិភពលោក នេះនៅក្នុង ពិភពលោក នេះគឺជា ផ្កាកុលាប ទាំងនេះ មួយនៅក្នុង ពណ៌ ដើម របស់ខ្លួនដែល មានន័យថា ការតស៊ូ ចំពោះខ្ញុំ និងការលាបពណ៌ ផ្សេងទៀតនៅក្នុង គោន ពណ៌បៃតង ដ៏រឹងមាំនិមិត្តរូប សម្រាប់ខ្ញុំ សង្ឃឹម ។ នៅក្នុងពិភពលោក ការសរសេរ របស់ខ្ញុំ ខ្ញុំគិតថា ហើយខ្ញុំ មានអារម្មណ៍ថា ដូចជាប្រសិនបើ វិមាន ។ នៅក្នុង បរិស្ថានក្តៅ ល្អឥតខ្ចោះនិង នៅព្រឹក ភ្លឺ ដើម្បី សរសេរ ព្រលឹង ពេញដោយក្តីស្រឡាញ់ មួយចំនួន នៅទីនេះ ដែលចង់ ស្រមៃ កើនឡើង នៃការ ប្រកប នេះ។

200 ថ្ងៃ ជាមួយ " ពាក្យធរ " Filip Moorish

ខ្ញុំភ្ញាក់ឡើង នៅក្នុង ការពិត ខុសគ្នា ជាងធម្មតា និង បានរកឃើញ វគ្គសិក្សា សរសេរ RAR តាមរយៈ សៀវភៅ នេះនឹង ពង្រីក ការ របស់ខ្ញុំ។

ខ្ញុំគិតអំពី របៀបនៃការ បញ្ជូន នៃការគិតនិង ស្មើ វាទៅ ពន្លឺ និងអំណាច របស់ខ្លួន។

ដូចដែលយើង ទាំងអស់គ្នា គិតអំពី ទស្សនៈវិស័យ ជាច្រើនដែល ចាំបាច់ត្រូវ ធ្វើតាម ខ្សែសង្វាក់ មួយ។

ព្រលឹង មាន គ្រាដ៏ វិមាន ។ របៀបដែលយើង មើលឃើញខ្លួនឯង គឺមិនតែងតែ រឿងឆោតល្ងង់ ។

ថាមពល ដែលបាន ពង្រីក ។ គំនិត មានបញ្ហា ជាមួយនឹងការ មជ្ឈឹម ត្រូវបានគេ ទៀតទេ។

សំលេង នៅក្នុង សម្លេងជាងកង្កែប សំឡេង កាន់តែខ្លាំង ជាង សំឡេង ។

ពាក្យ នេះគឺជា កន្សោម នៃសិល្បៈ មួយ។

ចាប់ពី ចំណុចនេះ នឹងមាន ការបំផុសគំនិត ។ ការវាយដំ របស់រយៈពេល មាន ចង្វាក់បេះដូង របស់ខ្លួនដែល បានពង្រីក សរសៃ នោះទេ។

ការបង្ក្រាប នេះត្រូវ បានធ្វើដោយ លាក់បាំង។

ទាំងអស់មាន សំនួរ របស់ពួកគេ។អ្វីដែលយើង គិតអំពី អាក្រក់។ពេលខ្លះ ពួកគេបាន ធ្វើឱ្យយើង បានបិទទ្វារ ឡើង។

យើងទាំងអស់គ្នា គិត។ការចងចាំ គឺមិន តែងតែ មានវត្តមាន ។

មិនមាន **pratiques** ស្អប់ ដោយសារតែវា គឺអាក្រក់។មិនមាន ដង ទាំងអស់ ឱកាស នៅក្នុងពេល ខាងស្តាំ។

ពេលខ្លះ គ្រាន់តែ ដោយសារតែយើង រងទុក្ខ។យើងទាំងអស់គ្នា មានសេរីភាព នៃការបញ្ចេញមតិ ។

គ្មានអ្វី ច្រើនជាងនេះ មានភាពស្មោះត្រង់ ជាង សេចក្តីពិត។ខ្ញុំមាន ទម្រង់ជាច្រើន នៃការបញ្ចេញមតិ ។

ក្នុងនាមជា បានល្អ គឺត្រូវមាន តុល្យភាព។

តុល្យភាព គឺជា វដ្ត ធម្មតា ។ក្នុងនាមជា ភ័យ គឺ អតុល្យភាព មួយ។មនុស្សដែល ស្រឡាញ់ ធ្វើអត្ថាធិប្បាយ។

យើង ទាំងអស់គ្នាមាន ភាពបរិសុទ្ធ ។ព្រះអាទិត្យ ជាប្រភពនៃ ថាមពល។

សេចក្តីស្រឡាញ់ ជាសកល **begets** អាណិតអាសូរ ។មិនធម្មតា នេះគឺ គ្មានអ្វីកើតឡើង ។ភ្លេច ទាំងអស់ នៅពេលដែលយើង ចង់បាន។មា

ន ទស្សនៈ ជាច្រើន តែងតែមាន ។ណាស់ ផ្តន្ទាទោស គំនិត មួយចំនួន។

មានរឿង ដែលមិនអាចផ្សះផ្សារ ។ទាំងអស់ គឺជាប្រធានបទ ដើម្បី ភាពអយុត្តិធម៌ ។

សេចក្តីស្រឡាញ់ គឺជាប្រភព នៃការ មានអារម្មណ៍រីករាយមួយ ។

តែងតែមាន តែម្នាក់ឯង និងបាន ការពារ។មាន មនុស្សដែលមិន ចង់គិត ដែរ។

ការយល់ដឹង គឺមាន ពិល ដែល បញ្ជាក់ យើង។

យើង ទាំងអស់គ្នាមាន អំពើអាក្រក់ ។ពេលខ្លះ យើងមាន ការភ័យខ្លាច ។យើងទាំងអស់គ្នា បាននិយាយថា អ្វីដែល ឆ្គួត ។ខ្ញុំមិន សរសេរ សម្រាប់ នរណាម្នាក់ ។

យើងទាំងអស់គ្នា ជាអ្វីដែលយើង មិនចង់ ចាំបាន ទេប៉ុន្តែគឺជា ការល្អដើម្បីឱ្យ ដឹងថា នៅពេលដែលយើង មានការ សោកស្តាយ និងតែងតែ ទទួលស្គាល់ វាហើយ មិនបាន លាក់ អ្វីនោះទេ។

យើង ទាំងអស់គ្នាមាន ភាពងាយរងគ្រោះ ។យើងទាំងអស់គ្នា មានអារម្មណ៍ថាមាន អារម្មណ៍រីករាយនៃការ អ្វីមួយ នោះ។

នៅពេល ឱកាស **lurks** បើកទ្វារ សម្រាប់គាត់ នោះទេ។មាន អារម្មណ៍ថា អារម្មណ៍ ទាក់ទង គ្នា។គ្មាននរណាម្នាក់ គ្មាននរណាម្នាក់ ហើយ

ដូច្នោះមាន សិទ្ធិទទួល បាន ទាំងអស់ដើម្បី បំភ្លឺ ។

មិត្តភាព គឺតែងតែជា គោលការណ៍ ដ៏ល្អ មិត្តភក្តិ គឺជាការ មួយផ្សេងទៀត ដោយខ្លួនឯង។

សូមអនុវត្តតាម សភាវគតិ របស់អ្នក អ្នកឃើញ ជាវិជ្ជមាន នោះទេ។

យើងទាំងអស់គ្នា អាចត្រូវបាន ស្រឡាញ់ និងស្រឡាញ់ យើងស្រឡាញ់ គឺ បង្កើត ពន្លឺ។

នៅពេលដែលយើង ស្រឡាញ់ ដែលយើងគួរតែ គោរព អារម្មណ៍ នោះ។

វាជា ក្តីស្រឡាញ់និងការ បង្កើនអត្រា កំណើត។ជានិច្ច ជាមួយនឹងពាក្យ នៅ ផ្លូវបំបែក ប្រកួត ។

ផ្ទះបញ្ចាំង ! ការចាប់យក ដែលត្រូវ រៀន ! ចាប់ គឺជាការពិត ! ធ្វើការ ដោយខ្លួនឯង បាននោះទេ!

ខ្ញុំ អ្នកគឺ គាត់ជា យើងមាន ពួកគេមាន ! យើងទាំងអស់គ្នា ខ្ញុំ!

ហើយខ្ញុំ មាន ពួកគេ! ហើយពួកគេគឺ យើង!

ហើយបន្ទាប់ពី អស់អ្នកដែល យើងមាន ? យើងគឺជា មូលហេតុដែលយើង មាន !

យើង មាន ដោយសារតែយើង ត្រូវបានបង្កើតឡើង !

ការបង្កើត តាមរយៈ ការរចនា ! ពន្លឺនៃ ជីវិត!

រចនា ពន្លឺគំនិតច្នៃប្រឌិត និងការ ពិត !

ទ្វីកនិយម រវាងអ្វី ដែលយើងចង់បាន និង អ្វីដែលជា ការពិត ! ហេតុការណ៍ នេះត្រូវបាន បកស្រាយ ជាការពិត !

ជាការពិត នៅជុំវិញ យើង! ជំរក ដែលជាកន្លែងដែល យើងបាន បង្កើតឡើង ! មានន័យថាការ បំបែក យើង! ការផ្លាស់ប្តូរ / ការផ្លាស់ប្តូរ ! ការច្នៃ

ប្រឌិត និងការ ផ្លាស់ប្តូរ ! ការផ្លាស់ប្តូរ ជំហាន រដ្ឋ ! ដំណាក់កាល ផ្លាស់ប្តូរ !

របាំង ការផ្លាស់ប្តូរ !

យកឈ្នះ រដ្ឋ និង ជំនះ ការលំបាក !

បង្កើតនិង ស្រមើលស្រមៃ ការលំបាក ឬការពិត !

ការលំបាក / បញ្ហា ទំនាក់ទំនង រវាង subconscious និងការ យល់ដឹង !

ដឹងនិង សមិទ្ធិផល !សន្តប់ និង ព្យាករ !ការវិនិច្ឆ័យ ខ្ញុំ!

អត្ថិភាព !

ខ្ញុំបាន មាន ពេលឆាប់ ដែលយើង មាន !យើងមាន ខ្ញុំ !

ក្នុងពិភពលោក មួយ !

ក្នុងពិភពលោក មួយ ដែលខ្ញុំ បានងាក មកលើយើង !យើងបាន ធ្វើសកម្មភាពនៅលើ ពិភពលោកនេះ ហើយពួកគេ យើង!

ខ្ញុំបាន ប្រព្រឹត្ត នៅក្រោម ផ្នែកមួយនៃ អ្នក!

អ្នក បច្ចុប្បន្ននៅលើ គេ!

ពួកគេគឺជា ពិភពលោក !

មនុស្ស លើពិភពលោក !

តួអង្គ ដែលមាន ឬមិន !មិនថា នៅរស់ ឬ inanimate !ផលិត ពន្លឺ ចាប់យក ពន្លឺ !ថាមពលពន្លឺ !

អំណាច ថាមពល !ថាមពលអគ្គិសនី គឺជាបំណងប្រាថ្នា !មានបំណងចង់ ត្រូវបាន ចង់ !ចង់ ជាការ ពិត!

អ្វីដែលយើង អាចសម្រេចបាននូវ ពិត!ពិតប្រាកដគឺ ការពិត និងឥរិយាបថ !ឥរិយាបថ គឺជា សកម្មភាព !

សកម្មភាព នេះគឺ ដើម្បីឆ្លើយតបទៅនឹង ពិភពលោក !ពិភពលោក ក្នុងសកម្មភាព នេះគឺ ការផ្លាស់ប្តូរ !ការផ្លាស់ប្តូរ នោះគឺ ការផ្លាស់ប្តូរ !

ការផ្លាស់ប្តូរ ជាការ ពិត!ការផ្លាស់ប្តូរ គឺជាបំណងប្រាថ្នា ថេរ មួយ!អចិន្ត្រៃយ៍ យើងមាននៅក្នុង EnCalcE នៃ បំណង មួយ!

បំណងប្រាថ្នា អាចត្រូវបាន សង្កត់សង្កិន !មិនអ្វីគ្រប់យ៉ាង ដែលយើងចង់បាន នៅលើពិភពលោក !ការមិនពេញចិត្ត !

ពីអ្វីដែល យើងមាន និងមិន មាន!គ្មាន មិនពិត !គំនិត មិនមាន អង្គហេតុ !គ្មាន អង្គហេតុ ដែលមិន ទទួល !ភាពអស់សង្ឃឹម មិនបាន ទទួល

!ភាពអស់សង្ឃឹម ដែលទទួលបាន !

ការរងទុក្ខវេទនា ដូច្នោះមាន !

តើអ្វីទៅជា មាន មិន ទាក់ទាញ ចិត្តប្រាថ្នា នោះទេ!

ប្រសិនបើយើង ចង់បាន អ្វីដែលមិន មាន!យើងនឹងមិន ទទួលបានសុភមង្គល !ការបំពេញ បំណង សុភមង្គល !

មិនសប្បាយចិត្ត ដែលពុំបានសម្រេច បំណងប្រាថ្នា លំបាកសម្រេច !

មិនបាន សម្រេចបាន !

ផលិត ធ្លាក់ទឹកចិត្ត !

ជំងឺធ្លាក់ទឹកចិត្ត រដ្ឋ ផ្លូវចិត្ត ដែលមិនត្រូវ បានធ្វើ។

មិនបានធ្វើ , មិន អង្គហេតុ មិនពិត !

នៅក្នុងពិភពលោក ការពិត មិនប្រាកដ ជាមាន នៅទីនោះ !កងកម្លាំង និងព្រឹត្តិការណ៍ ដែលត្រូវបាន សន្មត ថា ជាការ ពិភពលោក នោះគឺមិនមែន នៅក្នុងការឈោង !

ការមិន អាចសម្រេច ជាខាងវិញ្ញាណ !ខាងវិញ្ញាណ គឺជាវិធី ដើម្បីឱ្យមានអារម្មណ៍ ខ្ញុំ !យើងទាំងអស់គ្នា រស់នៅក្នុង ស្មារតី នេះ!ព្រះវិញ្ញាណ / ជម្រុញ

ការលើកទឹកចិត្ត ជាអ្វីដែល ជំរុញឱ្យ យើង!

Impulse ដើម្បីធ្វើសកម្មភាព !

សកម្មភាព អ្នកផ្សេង!ច្បាប់ សកម្មភាព !

ផ្សេងទៀត ពួកគេ ពួកគេមក !ខ្ញុំ ទល់ ពួកគេ (ពិភពលោក)!ពិភពលោក សង្គម !

រៀន គរិយាបថ !ការរឹបអូសយក ចំណេះដឹង !ចំណេះដឹងនៃ ហេតុការណ៍ ពិត!អារុណ នៃចំណេះដឹង ចំណេះដឹង !ការឆ្លង នៃចំណេះដឹង !ក្នុងចំណោម ពួកគេយើង ខ្ញុំបាន នៅលើពិភពលោក !បានដឹងថា នៅលើពិភពលោក នេះគឺ មាននៅក្នុង វា!

យើងមាន ពួកគេគឺជា ពិភពនៃ ចំនេះដឹង នោះទេ!

យើងទាំងអស់គ្នា មានចំណេះដឹង មួយចំនួន!

ថែកវិលែក ចំនេះដឹង នេះគឺ ដើម្បីអ្វីន!

ការអ្វីនស្ងួត គឺជាការ ផ្សាយបន្តផ្ទាល់ !ការផ្សាយបន្តផ្ទាល់ គឺការ ប្រាស្រ័យទាក់ទង !របាយការណ៍ នេះគឺដើម្បី ទាក់ទង !ទំនាក់ទំនង គឺដើម្បី ធ្វើអន្តរកម្ម !

អន្តរកម្ម គឺដើម្បី ធ្វើសកម្មភាពនៅលើ ពិភពលោក!

ការសម្តែង នៅលើ ពិភពលោកត្រូវបាន ងាក !ផ្លាស់ប្តូរ ពិភពលោក តាមរយៈ ចំណេះដឹង នេះត្រូវបាន វិវត្ត !

នឹង Evolve គឺត្រូវ មានចំណេះដឹង !

ចំនេះដឹង ត្រូវ ដឹង វេន !ងាក ចំណេះដឹង ចូលទៅក្នុងពិភព មួយ!ប្រាជ្ញា ពហុវប្បធម៌ !

ប្រាជ្ញា ដ៏គ្មានទីបញ្ចប់ !

ក្រុម Infinite មិនអាចទៅដល់ !

ក្នុងនាមជា មានប្រាជ្ញា គឺមាន ក្តីស្រមៃ !ក្តីស្រមៃ គឺជាបំណងប្រាថ្នា ដើម្បីសម្រេចបាននូវ !នឹងទៅ!

ឆន្ទៈ ជាកម្លាំង ខាងក្នុង !

កម្លាំង ខាងក្នុង គឺខ្ញុំ !ខ្ញុំ នោះបាន ផ្លាស់ប្តូរ ពិភពលោក!

ពិភពលោកត្រូវបាន ផ្លាស់ប្តូរ ដោយពួកគេ។ពួកគេត្រូវបាន ផ្លាស់ប្តូរ ពិភពលោក !

តើអ្នកណាដែល យើង ផ្លាស់ប្តូរ ពិភពលោក!តាមរយៈ ហេតុផល !ហេតុផល យុត្តិធម៌ !

សិទ្ធិស្មើគ្នា យុត្តិធម៌ !សិទ្ធិ តែប៉ុណ្ណោះ ដោយសារតែ យើងនឹង ខ្ញុំ!កាតព្វកិច្ច ដើម្បីឱ្យពួកគេ !

យើងគួរតែ មានភាពយុត្តិធម៌ ទៅកាន់ពិភពលោក នេះ!

ធ្វើសកម្មភាព ជាមួយនឹង ស្មារតី និងជាមួយដួង ពិតប្រាកដ នោះទេ!

ធ្វើសកម្មភាព ជាមួយនឹង ការយល់ដឹង ជាមួយនឹង ការពិត មិនពិត !

ការស្រមើលស្រមៃ ការពិត មិនពិត

រចនាម្ល៉េះ ស្រមើលស្រមៃតើអ្វីដែល មិនមាន ត្រូវបានបង្កើតឡើង ! ការបង្កើត អំណាចនៃ ការស្រមើលស្រមៃ ! ការដែលអាច បង្កើត ជាការ ដោយគតតិតថ្លៃ ! សេរីភាព គឺដើម្បី ដឹង ! ដើម្បីដឹងថា គឺដើម្បី លេង !

ដើម្បី បកស្រាយ គឺដើម្បី យក ! យក ជាការ ប្តេជ្ញាចិត្ត ! ការប្តេជ្ញាចិត្ត នេះគឺ សម្ពន្ធមេត្រី ! កតិកាសញ្ញា នេះគឺ ស្ងួត !

Jura គឺការមានភក្តីភាព !

ភាពថ្លៃថ្នូរ គឺជាការពិត !

សេចក្តីពិត គឺមួយ !

Uno ដែល ជា ខ្ញុំ !

យើងជាអង្គតែមួយ ក្នុងពិភពលោក !

យើងមាន ពួកគេយើង អ្នកៗគ្នាអង្គ ។

កំណើនសេដ្ឋកិច្ច ត្រូវបាន ។ ជីក នៅទីនោះ។

មាន ការពិតដែល ពិតប្រាកដ គឺជា។

វា គឺជាការពិត ដែលយើង មាន ហើយយើងមាន ពិភពលោក!

ពិភពលោក នៃការរស់នៅ និង មនុស្ស **inanimate** !

ពិភពលោក បានក្លាយទៅជា សម្រាប់ខ្ញុំនិង សម្រាប់អ្នកនិង សម្រាប់ពួកគេ។

ពិភពលោក នេះត្រូវបាន រឹតត្បិត !

នឹង **Evolve** គឺត្រូវ មានចំណេះដឹង ច្រើនទៀត!

ក្នុងនាមជា ចំណេះដឹង គឺត្រូវមាន ចំនេះដឹង !

ចំនេះដឹង ត្រូវ ដឹង !

ចំណេះដឹងគឺជា បទពិសោធន៍ ! សូមព្យាយាម វាមានអារម្មណ៍ ! អារម្មណ៍ គឺដើម្បី ដឹង !

មានតែ នៅពេលដែលយើង មានអារម្មណ៍ថា ធ្លាប់មាន វា !

តែប្រសិនបើ យើងបានព្យាយាម !

សេរីភាព ជម្រើសនេះដើម្បី ទទួលយកបទពិសោធន៍ ពីអ្វីដែលយើង ចង់បាន !

សិទ្ធិ, កាតព្វកិច្ច ក្នុងការ គោរព !

យើងមិន ចង់បាន មិនបានដឹង !

យើងមិនបាន ដឹងថាយើង មិនបាន ផ្លាស់ប្តូរ ចូលទៅក្នុង ! ចំនេះដឹង ដែលទទួលបាន !

នេះជា ខ្លួន ជាច្រើននៅក្នុង ពិភពលោក នេះ !

អ្នកមិនដឹងថា អ្នកចង់ សាកល្បង សំណួរ មកខ្ញុំ មួយទៀត !

related នៃ ការគួរ នៅលើ បទពិសោធន៍ ខ្លួនឯងនិង ពួកគេ នោះទេ !

មានរឿង ភាន់ច្រលំ ចាក ផ្សេងទៀត បានជួបប្រទះ !

ហើយវាជាការ ធម្មតា ដែលមិន ល្អ! ប្រាជ្ញា ន័យ ទូទៅ មួយនៃជីវិត ! ប្រាជ្ញា នៃជីវិត !

បទពិសោធន៍ ចែករំលែក !

ចំនេះដឹង ដែលទទួលបាន ! តាមរយៈការ ទំនាក់ទំនង អន្តរកម្ម ផ្លាស់ប្តូរ គឺមាន !

ពិភពលោកគឺ អន្តរកម្ម !

យើងគឺជា ពិភពលោក ! នេះជា ព្រឹក នេះខ្ញុំ ពិភពលោក , អ្នក , យើង , អ្នក , ពួកគេ ! ការចែករំលែក មិត្តភាព !

ឈឺ មិត្តភាព !

តម្លៃ ដែលបានចែករំលែក !

ខ្ញុំ ដូចគ្នានៅលើ ថ្នាំង ច្រើន។សង្គម ដែលយើង មាន។យើង ទាំងអស់គ្នាមាន មិត្តភាព មួយ!រវាងយើង ដែលយើង អាចធ្វើ !

តាមរយៈការ ធ្វើសកម្មភាព រវាងយើង ដែលយើងបាន ប៉ះពាល់ដល់ វា!

លោក ពិភពលោក!ការបែងចែក ពិភពលោក!ការផ្លាស់ប្តូរ !

ខ្ញុំបាន ផ្លាស់ប្តូរ ថ្មីរបស់ យើង ដែលពួកគេ , អ្នក !ពិភពលោក ថ្មី។ជាការពិត ថ្មី។

បំណងចង់

ផ្តល់ឱ្យខ្ញុំនូវ ទើប មួយ ... គ្រាន់តែដូច ដែលអ្នក បានដឹង ?!ផ្តល់នូវការ ទើប បានលាក់ ដូចជា អ្នកដែល ថាយើង surripiá-

គ្នា ប្រាថ្នាចង់ បានកើនឡើង នៅពេលដែល ខ្ញុំ ទើបខ្ញុំយ៉ាង ទន់ ទាំងនោះ ដែលអ្នកបានដឹង !!ផ្អែម ផ្អែម ដើម្បីដឹងថា អ្នក!ខ្ញុំ ផ្តល់ឱ្យអ្នកនូវ ការ រទើប របស់ខ្ញុំ

ការគេងមិនលក់

ខ្ញុំមិនបាន ដេក ទេព្រោះវា មិនចង់ ដេក ខ្ញុំ ចង់រស់ ។នេះជា ឧបសគ្គ ដែលរក្សា ឱ្យខ្ញុំ ភ្ញាក់ មួយ។ខ្ញុំនឹង ប្រឈមមុខនឹង វាជាមួយនឹង ការគេងមិន លក់

ចចក ស្រមោល ស្រមោល ចចក Caricua ត្រូវបានបាត់បង់ ទេប៉ុន្តែ បានរកឃើញ។ការពារ ប៉ុន្តែបានតែ ដោយ ជម្រើស ។ការផ្តល់អាហារដល់ dexterity របស់អ្នក សំណល់រឹង គីមីនិង h20 fissile បានបោះពុម្ព។នេះជា ភាពបរិសុទ្ធ ស្រមោល របស់ខ្លួន dives សម្រាប់ ការផ្សងប្រេង និងមាន ការចុះចត មួយ Caricua ។ក្នុងនាមជា ចចក ត្រូវបានការពារ នោះទេតែដោយ អាកប្បកិរិយា តែម្នាក់ឯង, immersed នៅក្នុង ភាពងកោ ច្បាស់ ។ថ្ងៃនេះ ខ្ញុំបានសរសេរ ដោយមាន ចចក Caricua ប្រឈមមុខ ពិភពលោក របស់គាត់នឹង បកប្រែ វា។មិត្តភាព មិនឯករាជ្យ រស់នៅដោយគ្មាន ធម្មជាតិ ព្រៃ របស់ពួកគេប៉ុន្តែ មួយជីវិត សប្បុរសធម៌ ដូចខាងក្រោម ពិតប្រាកដ អំប្រើយ៉ូង នៅក្នុង Caricua ដែលជាកន្លែងដែល ខ្ញុំបានបញ្ចប់ មាន ឈាម វ័យក្មេង ស្មោះត្រង់ , ភាពស្មោះត្រង់ ជាពិសេស លក្ខណៈ មិនខ្លាច , ដីកាចសាហាវ ក្នុង ខ្លួន មានសារៈសំខាន់ នោះទេតែ ដោយយុត្តិធម៌និង ការគោរព របស់មិត្ត របស់អ្នកដែក្នុង និង មិត្តភាព ។ដូច្នេះ ដែក្នុង ធ្វើដំណើរ ដីស្មោះត្រង់និង ឈឺ តែងតែ បកប្រែ ដោយសាទរនិង ស្ងៀមស្ងាត់ ។ខ្ញុំរស់ តូចមួយ បានគ្រប់គ្រាន់ ដើម្បីដឹងថា ស្រមោល នៃការ តាមដងផ្លូវ និង Caricua Ca នេះ។ប៉ុន្តែខ្ញុំ បានឃើញ ចចក ក្លាហាន ហើយគាត់ បានបង្កើតឡើង តំណភ្ជាប់ មិត្តភាព ទុក ក និង តាមច្បាប់ ចំពោះសេរីភាព របស់ពួកគេ។ប្រសិនបើមាន គឺជា រឿងមួយ ចចក មាន គឺ មានសេរីភាព ប៉ុន្តែគាត់ តែម្នាក់

កំងង, តែម្នាក់ឯង ! និង ដោយឥតគិតថ្លៃ ! ស្រមោល ចចក **extrahuman** របាំងមុខយ៉ាងក្រាស់ ថាមពលក្នុង វិធីរបស់ពួកគេ នៃ ការ ។ ជាមួយ **bark** របស់លោក បានដាក់ ការលេងហ្គេម ព្រៃ ឯករាជ្យភាព របស់ខ្លួនពី ធម្មជាតិនៃ ហ្សែន ។ សម្រេចចិត្ត ដើម្បីចែករំលែក **cod**, និងការ តែម្នាក់ឯង ខាងវិញ្ញាណ ល្អអែល របស់ពួកគេជាមួយ ចចក ឬ ជា ស្រមោល ចចក **Caricua** ក្នុងពេលតែមួយបាន ដោយឥតគិតថ្លៃ នៅក្នុង **unison** ភ្ជាប់ ភាគរាព ដោយ ម្ហូប មួយ និងអស្ចារ្យ: របស់ពួកគេ។ យើងមាន តែម្នាក់ឯង ដោយមានធម្មតា? **Claro** មានសេរីភាព ក្នុងការគិត ដូចជា វិធី ធម្មជាតិ។ វាគឺជា អំណោយទាន ដល់ខ្ញុំ បុណ្យល្អអែល នេះ ចចក **Caricua** ទេប៉ុន្តែលោក ព្រៃ សម្រាប់បរិស្ថាន ហ្សែន ខាងក្នុង ទាញ អ្នក ក្រមួសូម របស់ពួកគេទៅ រដ្ឋ ដោយឥតគិតថ្លៃ នៃភាពបរិសុទ្ធ នៃអារម្មណ៍ នៅក្នុងធម្មជាតិ របស់ខ្លួន។ ប្រសិនបើ ជាផ្លូវនៃជីវិត នោះទេប៉ុន្តែ ដោយសារ សេចក្តីប៉ងប្រាថ្នា សម្រាប់ជីវិត និងវិភាគជាមួយ ឯកោ ទេប៉ុន្តែ ដោយឥតគិតថ្លៃ ដៃ របស់អ្នកទៅ ដាក់កម្រិត ឬ ការដាក់ ណាមួយឡើយ។

ខ្ញុំនិង ចចក ស្រមោល គឺមាន មនសិកា មិត្តភក្តិ នោះទេប៉ុន្តែ នៅក្នុងវិធី របស់ខ្លួនក្នុងការ ធ្វើការនៅក្នុង វិធី ព្រមព្រៀងគ្នា ក្នុងការ បង្កើតបង្គំ ផ្សេងទៀត ដោយឥតគិតថ្លៃ ដោយធម្មជាតិ ម្តាយនិង ដូច្នោះយើង រីកលូតលាស់និង អ្វីដែលយើងបាន នាំមក **infiltrate** យើង។ ក្តីប ឡូហារ៉ា គឺជាបេះដូងនៃ គ្រួសារ ដែល ស្រុកទឹក ដូចគ្នាសម្រាប់ បដិវត្តន៍ ហើយយើង យក គណនី នៃខ្លួន របស់យើង នៅទីនេះ ជា កិច្ចព្រមព្រៀង ដោយឥតគិតថ្លៃ នោះទេប៉ុន្តែ ឯកោ មួយនឹង សភាវគតិ ផ្តុំ សម្រាប់ កិច្ចសហប្រតិបត្តិការ ។

ជាមួយនឹងការ គោរពដោយសារតែ ទាំងអស់ សូមឱ្យ អ្នក ដែលអ្នកនិង ខ្ញុំ! តើអ្នកគិត ពីខ្ញុំ ហើយខ្ញុំ របស់ អ្នក? ខ្ញុំមានសេចក្តីអំណរ ចំពោះអ្នកសម្រាប់ ការមាន ឱ្យខ្ញុំ អាច ប្រហែលជា បានឈរនៅ ការយល់ដឹង !

ឆ្កួតកាត់ នៃ ការពិចារណា អាច រួចហើយ ខ្ញុំរួចទៅហើយ បានយក **elated** របស់ពួកគេ យ៉ាងហោចណាស់មាន អំណោយទាន **unwrapped** ដ៏គួរឱ្យក្លាយ ទៅនឹង ផ្លូវច្បាប់ រួចទៅហើយ ដ៏ធំមួយ ម៉ោង ពាក់កណ្តាល ឬការ លេងហ្គេម មាន ដែលជា សំណួរ ដ៏គួរឱ្យភ័យខ្លាច ! ?

ការផ្ទុះបញ្ចាំង ទៅនឹងការ ញៀន សហគមន៍ស្មើការណ៍សម្ងាត់ ទៅជា ស្ងៀមស្ងាត់ អប្បបរមានិង គ្រាន់តែ អក្ខ ដែលបំបែក យើង។ កិច្ចការ នេះគឺ ជា ការឈឺចាប់ នៃពាក្យ សូម្បីតែ នៅក្នុង ការបដិសេធ សាមញ្ញនៃ ការដុត ។ ឧបសគ្គ ដែលមើលទៅពិបាក រាងកាយ ប៉ុន្តែមិនមែនតាម គឺមីរិយា អ័រម៉ូន និងខាងវិញ្ញាណ ត្រូវបាន ភ្លឺ។ សាកសព សេឡេស្គាល ឈ្មោះពាន យើងសម្រាប់ ការចេញផ្តាច់នៃ **pansy** នេះ។ នៅក្នុងការស្វែងរក នៃ **clover** សេចក្តីស្រឡាញ់ ដោយសារតែ មានទ្រព្យសម្បត្តិ មាននៅក្នុងការ យល់ដឹង ដែល មនុស្ស ច្រើនវិស័យ និងតែងតែ ជាមួយនឹង អ្វីមួយដើម្បី បន្ថែមទៅ ទិដ្ឋភាពនេះ។ លើសពីនេះទៀត មួយផ្សេងទៀត, ដែលជា ការកើនឡើង បន្ថែមទៀត ចង់ ក្តីមេត្តានិង ទន់ភ្លន់ ដែល និរទេសខ្លួន យើងឱ្យ ទៅជា តម្លៃលើខ្លួនឯង ក្នុងការ តំណាង ប្រព័ន្ធផ្សព្វផ្សាយសង្គម នេះ។ មើល ទស្សនៈ មួយ ដោយខ្លួនឯង និងការ ដាច់ , មិន **alie-** ក្នុងឆន្ទៈ ណាមួយសម្រាប់ បំណងប្រាថ្នា កាន់តែច្រើន ដែលបាន កើតឡើងនៅក្នុង រង្វង់។ រង្វង់នៃ មាស នេះ **Guild** នៃសេចក្តីដ៏ ឆ្លើ ដ៏ល្អនិង ស្មោះត្រង់ និងការគោរព , ដោយសារតែ មិនមានទេ។ យើងមាន បរិសុទ្ធនិង ព្រៃនៅក្នុង ទង្វើ ដូច្នោះ ហើយគ្មានអ្វី ដែលអគ្គានិយម

ជាង ខ្ញុំដែល តែមួយគត់ដើម្បី ត្រូវបានដូច្នោះ តែងតែ លុកលុយ មួយទៀត ជាមួយនឹង ចំណុច របស់ពួកគេនៃ ទិដ្ឋភាព។ រលាក ចិត្ត សមត្ថភាព នៃ ការផ្លាស់ប្តូរ ដ៏សាមញ្ញមួយ នៃគំនិត , វាជាការ បន្ទាន់ ដើម្បី បណ្តឹងខ្លួនណា រឺ រួម។ នៅពេលដែលយើង ផ្តល់ឱ្យ ឬការ នាំយក ដោយខ្លួនឯង ជាមួយនឹងការ ផ្សេងទៀត។ គ្មានអ្វីដែល មិនសំខាន់ កាន់តែច្រើន បដិសេធ នូវអ្វីដែល យើងមិនចង់ វាជាការ ងាយស្រួលទៅសេចក្តីស្រឡាញ់ និងក្តី ស្រឡាញ់ ត្រូវបាន ជា មានអារម្មណ៍ ផ្សេងទៀត និងមិន ឱ្យខ្ញុំអាកប្បកិរិយា ការសន្មតនៃ ទំនាក់ទំនងរវាង ពួកយើង មនុស្ស ដែលបាន ទទួលរងពី ភាពសុខដុម មួយថា ដោយការរស់នៅ រួមគ្នាជាមួយនឹង មនុស្ស ផ្សេងទៀត។ បោះពុម្ពនៅក្នុង ឥរិយាបថ សភាវគតិ គិតតែពី ខ្ញុំហើយ បន្ទាប់មក ខ្ញុំ ហើយឥឡូវ ខ្ញុំមាន ម្តងទៀត។ ការប៉ះទង្គិច ដោយសារតែមួយ ត្រូវបានប្តូរទៅ ខ្លួនឯង ហើយខ្ញុំមិនដែល ដឹងថា ខ្លួនឯង ថាគឺជាច្រើន ហើយយើងត្រូវ រតែ ស្ម័គ្រទាំ ដើម្បីបែរទៅរក ផ្សេងទៀត។ វាជា ប្រភេទនៃការ មក ដល់យើង ដែលជា តែងតែ បើកចំហ។ យកចិត្តទុកដាក់ របស់សហភាពអឺរ៉ុប ទៅខ្លួន វាផ្តល់ ជាមួយនឹង ថាការធ្វើ ដោយខ្លួនឯង បុរស អ្នក **but-** និងអ្វីដែល កម្រិតនៃ ភាពអាត្មាទិយម មាន។ ជាការប្រសើរណាស់ ដែលខ្ញុំ មិនធ្លាប់មាន គ្រឿងសឹក នៅទីនោះ - ត្រូវបាន សម្រែក **that-** ដោយ ទូ ដែល មាន និងដែល មានច្រើនជាង សហភាពអឺរ៉ុប សហភាពអឺរ៉ុប ប ចុច អារក្រោះ នេះ។ ហើយបន្ទាប់មក ជារបៀប ចូលមក មុខ ក្នុងកញ្ចក់ហើយ ត្រូវបានផ្ទុះបញ្ចាំង បានតែ ខ្លួនឯង ដែលមាន ដោយសារតែ ទាំ ងអស់ របស់ សហភាពអឺរ៉ុប ត្រូវបានគេ **that-** យ៉ **pelo** របស់ សហភាពអឺរ៉ុប ពិភពលោក។ ចំពោះ យើង តែម្នាក់ឯង ហើយបន្ទាប់មក នៅពេលដែលយើង ចង់ ត្រូវ បានស្នើ **Tories** ដោយសារតែ ការ អត្តាទិយម នៃការជាច្រើន របស់ សហភាពអឺរ៉ុប ប្រឆាំងនឹង សហភាពអឺរ៉ុប ប។ ភាពឯកភាព យ៉ាងខ្លាំង ដោយខ្លួនឯង ថាពាក្យ សេចក្តីស្រឡាញ់ មាន ប៉ុន្តែថា មិនបាន បង្កើត ជាច្រើនទៀត ដែលខ្ញុំ ស្រឡាញ់អ្នក។ សេចក្តីស្រឡាញ់ : ខ្ញុំនិង **vincit omnia** យកឈ្នះ សេចក្តីស្រឡាញ់ **Amor** អើយ ទាំងអស់។

អូ ប្រសិនបើលោកអ្នក បានដឹងថា អ្នក ចង់បាន ហើយមាន អ្នកដែលអ្នក បានដឹង ហើយ ថាហេតុអ្វីបាន ជាអ្នក មិនគួរ ចប់បារម្ភ ខ្លះខ្លាយ នេះ ព្រោះវាគឺជា ច្រន់ច្រនឹង យូរអង្វែង មក ចាប់តាំងពី ពេលនោះមក ខ្ញុំមិនបាន ឃើញឬ ផ្តល់ឱ្យ ជាការ ល្អឥតខ្ចោះ នឹងជា ជោគជ័យដ៏អស្ចារ្យ មួយដែល ល្អអ្នក បានចូលមក និងជា អ្នកនាំយក **trouxesses** មិនបានសូម្បីតែ បង្ហាញ បានរហូតដល់ទៅ ឱកាសលឺចាប់ និងមិន ចង់ឱ្យ អំណាច ប៉ុន្តែអ្នកមិនអាច ចង់ឱ្យ ខ្ញុំមានបំណងចង់ ជួបប្រជុំ ចំណុច មួយ គឺដូច្នោះ ជីវិត ចម្រុះពណ៌ យ៉ាងខ្លាំង ដែលមាន ច្រើនពណ៌ ដែលបាន ដាក់ខ្ញុំ **pints** មួយដែលមិន គួរមាន នៅទីនេះ នៅជាប់ នឹងខ្ញុំ ខ្ញុំមិនអាច មើលឃើញ ផ្កាកុលាប សួនច្បារ **bloom** និង ការធ្លាក់ចុះ ផ្កា ពណ៌ស ចង់បាន ការ **lapse** និងមានបំណងចង់ មិន តែម្នាក់ឯង នោះទេតែ បោះបង់ ខ្ញុំនៅទីនេះ ដែលអ្នក មាន ហើយខ្ញុំចង់ អ្នកនៅ ទីនេះ និងអ្នក ពណ៌ភ្លេច ដ៏ស្រស់ស្អាត របស់អ្នក គឺដូចជា អូលីវ សមុទ្រ ពួកវាបានតែ នៅពេលដែលខ្ញុំ គិតថា អ្នកបាន រំពូក ឱ្យខ្ញុំ ភ្ញាក់ ឡើង ខ្ញុំភ្ញាក់ឡើង ខ្ញុំបានចាកចេញ ដោយគ្មាន ភាពងងឹត ខ្ញុំ ឃើញថាខ្លួនខ្ញុំ ចង់បាន ហើយរុំ បំណងចង់ ចំណង់ចំណូលចិត្ត ក្នុងការ ទាំងអស់ដែល ខ្ញុំបាន ឃើញ ហើយបានចាំ ថើប ដ៏ខ្លាំង ឱប ដ៏ខ្លាំង ទាំងអស់ដែលអ្នក បានផ្តល់ឱ្យ និងការ ទទួលបាន និងការ សួរ មិនបាន ផុស កើតជាថ្មី នៃការ និងការ មិនបាន ស្នើសុំ ឱ្យមាន ការលឺចាប់ នៅក្នុងសេចក្តីស្រឡាញ់ ដោយមិន បានមើលឃើញថា ខ្ញុំបាន ប្រាថ្នា ខ្ញុំបាន ចង់ចាំ អ្វីគ្រប់យ៉ាងនិងអ្វី ដែល ធ្វើឱ្យខ្ញុំ បាន ទាំងអស់ ដែលពួកគេ មិនអាច ទទួល ត្រូវបានផ្តល់ សេចក្តីស្រឡាញ់ ការថែទាំ , មេត្តាធម៌ , ចំណង់ចំណូលចិត្ត សម្រាប់អ្វី គ្រប់យ៉ាង ដែលថា មិនដែល បាននិយាយថា ពាក្យដែល គ្មាន ចិត្ត ដោយសេរីនិង រង់ចាំ នៅទីនោះដើម្បី ផ្តល់ឱ្យ នូវអ្វីដែល ត្រូវបានសួរ ឬ អំណោយ ត្រូវបាន ពិត ជាមាន ការផ្តល់ឱ្យ ដោយគ្មានការស្នើសុំ ឬការ តម្រូវឱ្យមានការ ប្រសិនបើអ្នកមិន បានឮ មិនមែនជា ផ្នែក មួយដែល ផ្តល់ ការស្វែងរក ដើម្បីរក ទ្រព្យសម្បត្តិ និង បំ **Elixir** ដែល មិន ស្នើគ្នា មានតែ ទ្រព្យសម្បត្តិ ដែលមិនត្រូវបាន មាស ត្រូវ យូរអង្វែង សេចក្តី

ស្រឡាញ់និង ដឹងថា អ្វីដែលខ្ញុំ ចង់បាន នោះទេប៉ុន្តែ ខ្ញុំមិនបាន ប្រាប់អ្នកអ្នក ឃើញ មួយអ្វីមួយដែល នៅទីនោះ កាន់តែជ្រៅ អ្វី ដែលគាត់បានឃើញ ទេប៉ុន្តែ មិនត្រូវបាន បកប្រែ គឺ អំណាច ដោយមិន បាន កើត ត្រូវបានគេ មួយ ដោយមិន បានកើនឡើង ក្នុងរយៈពេល ឃើញ ខ្ញុំឱ្យ ចូលចិត្ត ខ្ញុំហើយ អ្នក សរសេរ និងមិនបាន មើលឃើញអ្វីដែល ត្រូវបានរីកលូតលាស់ ខាងក្នុង ខ្ញុំគឺ សេចក្តីស្រឡាញ់ វាជាការអ្វីដែលគាត់ ចង់បាន នោះទេប៉ុន្តែ មិនបាន ទេប៉ុន្តែ ប្រាថ្នា ស្រឡាញ់ ពិតណាស់ ខណៈដែលគាត់ ចូលចិត្ត មើលវា កើនឡើង ដល់ទៅ ព្រលប់ ទាំងអស់ដែល កើតឡើង ដោយមិនមាន ការភ័យខ្លាច ដោយគ្មាន ញ័រ ដោយគ្មាន ការភ័យខ្លាចនៃ ការធ្លាក់ចុះ ដេកលក់ ទៅ កំ ភាពងកោ ដែលជា ដៃ នៅក្រោម បេះដូង មួយ នៅទីនោះ ដោយ មិនបាន មើលឃើញ បង្អួច អ្នកប៉ុន្តែការ ជួបប្រជុំគ្នា នេះខ្ញុំ មានអារម្មណ៍ថា នេះគឺជា ទឹកអប់ ក្លិន ក្រអូប វា ជាមួយនិង ផ្កាខ្លះ បានស្តាប់ ឮ នោះទេប៉ុន្តែ ទោះជាយ៉ាងណា មិនបាន ដឹងថា មិននៅទីនោះ ហើយខ្ញុំ បានទទួលស្គាល់ កាលពីម្សិលមិញ គឺ ដូចគ្នាប៉ុន្តែ នាពេលបច្ចុប្បន្ននេះ គឺ ឃើញ ខុសគ្នា, ក្លិន និងបានឮ មុខ ដើម្បី ប្រឈមមុខនឹងការ តែមួយគត់ នោះគឺ ជាអ្វីដែលពិសេស ប៉ះពាល់ដល់ ខ្ញុំហើយ វាជាការ សំខាន់ចាំបាច់ ត្រូវបាន ដកដង្ហើមនិង ដកដង្ហើមស្រូបយក ខ្យល់ដង្ហើម សម្រាប់អ្នក មិនបាន ឃើញអ្នក មិនត្រូវ មានអារម្មណ៍និង មិនមែនជា ទីបញ្ចប់ ទេព្រោះ អ្នកបាន នៅទីនោះ ឆ្ងាយ ប៉ុន្តែនេះ សួរថាគឺ ព្រះសង្ឃ ដើម្បីបង្ហាញ មុខ នាពេលអនាគត និងការ ទាយ ថានៅទីនោះ ក្នុងផ្ទៃខាងក្រោយ , នៅក្នុងបង្អួច មើលទៅ ដោយមិន បានមើលឃើញ អ្នក ដោយមិន ផ្តល់ឱ្យអ្នក ពាក់ព័ន្ធនឹងការ ខ្លួនឯងជាមួយនិង ខ្យល់ អនុវត្ត ចូលទៅក្នុង សមុទ្របានប្រគល់ ឱ្យអ្នក ដើម្បីដឹងថា ក្លិននៃ ការ ដកដង្ហើម សើម សមុទ្រនិង សេចក្តីអំណរ ជាអ្វីដែល គាត់បានឃើញ សមុទ្រ ខ្សាច់ ជាការ សើម, ខ្យល់ ដកដង្ហើម ទេប៉ុន្តែ អ្នក។

ខ្ញុំមាន ពន្លឺ មួយ បារី គិត និងរីករាយជាមួយ ភាពសុខដុម រវាង ការ និងការ គិត ប្រធានបទ ធ្វើឱ្យខ្ញុំ រង្វេង រវាង ជួរដេកនិង ហូរនៅក្នុង ការគិត ពីគំនិត និងគោលបំណង អន្តរកម្មរវាង អ្នកនិពន្ធ និង អ្នកអាន មិនដែលបានអាន ល្ងស ដើម្បី តភ្ជាប់ ពីអ្វីដែល ខ្ញុំបាន សរសេរ ចម្លែក នោះទេប៉ុន្តែ ខ្ញុំដឹងថា មាននរណាម្នាក់អាន ហេតុអ្វីបានជា វា ចូលចិត្ត នឹង ឈានដល់ អ្វីដែលខ្ញុំចង់ បង្ហាញ ឬ បារី មិនច្បាស់លាស់ បានចេញទៅក្រៅ ហើយខ្ញុំគិតថា សម្រាប់ខ្ញុំ នឹងមាន ?! ខ្ញុំមិនដឹង ទេប៉ុន្តែ ខ្ញុំបានសរសេរ ជាទម្រង់មួយនៃ ការរំដោះ ខាងវិញ្ញាណនិង បញ្ញា មួយដែល ធ្វើឱ្យខ្ញុំ មានបំណងចង់ ឱ្យបានល្អ អ្នកអាន របស់យើង គឺជាមាតិកា និងល្អ ខ្ញុំបាន ជ័សយក ប្រភេទនៃ ការសរសេរ concrete'm យឺតយ៉ាវ ច្រើនទៀតមិន មានពន្លឺ ខ្លាំងណាស់ និងថាមពល ទេប៉ុន្តែដោយ សេចក្តីស្រឡាញ់និង ការយល់ដឹងពី គោលដៅ , ចិត្ត ផ្សេងទៀតស្រឡាញ់ពាក្យ ប្រភេទ vociferous សម្រាប់នរណាម្នាក់ដែល ចូលចិត្ត អាន អ្វីមួយដែល ពេញដោយក្តីស្រឡាញ់ កាន់តែច្រើន, មានប្រាថ្នា ហើយខ្ញុំ ជាមួយនិងអានុវិ បើកចំហ ឱ្យស្រឡាញ់ , ការជឿទុកចិត្ត ដោយគ្មាន ជម្លោះ និងដោយគ្មាន បំណង ឱ្យមាន ភាពមិនច្បាស់លាស់ នៅក្នុងពាក្យ របស់ខ្ញុំ ខ្ញុំមាន កាន់តែច្រើន ដោយផ្ទាល់និង បេកុង ចង់ទទួលបាន អារម្មណ៍ ថា មានអារម្មណ៍ ថា Man United អ្នកអាន ទៅនឹង លក្ខណៈស្រដៀងនឹង អ្នកនិពន្ធ ដូច្នេះ ចង់ក្លាយជា អ្វីដែលខ្ញុំ បាន កើតឡើងដោយឯកឯង នោះទេតែ អំពាវនាវ ទៅមិត្ត នៃពាក្យដែល កិច្ចព្រមព្រៀង រវាង អក្សរ ដែលបានមក រួមគ្នានិងការ កាត់ទោស ក្នុងសំណុំបែបបទ ការតភ្ជាប់ ជានិច្ចនិង ក្តីសង្ឃឹម គិត ពាក្យ ប្រាកដនិយម ណាស់, ឃ្លា សមាធិសោកស្តាយ បើសិនជា ខ្ញុំគិត ជានិច្ច ទេប៉ុន្តែវា គឺជាការល្អ ក្នុងការគិតប្រសិនបើមាន តែនៅលើ ទំនងទាល់តែសោះ ដូចដែលវា គឺជាអ្វី ដែលមានតែមួយគត់ ក្នុងការនិយាយថា ក៏ មាននៅក្នុង វិធីដ៏សាមញ្ញ នេះឬ បង្កើត តាមរយៈ Filip Moorish ទូទៅសម្រាប់ ទាំងអស់ មិនធម្មតា ការអាន ខ្ញុំ មិនមែនជា រឿងធម្មតា ដូច្នេះ គ្មានចំណាប់អារម្មណ៍ ក្នុងការអាន នូវអ្វីដែល ខ្ញុំសរសេរ ហើយខ្ញុំ សារភាពខ្ញុំបានអាន តិចតួច ប៉ុន្តែនៅពេលដែល ខ្ញុំធ្វើ ឱ្យខ្ញុំ ក៏បាន ធ្វើឱ្យខ្ញុំ គិតថានេះគឺ ជាបញ្ហាប្រឈម របស់ខ្ញុំ ក្នុងការអាន និងបន្ត ការអាននិង ការគិត ។ ខ្ញុំមានសេចក្តីអំណរ

និងការ សប្បាយរីករាយ ច្រើនជាង ការគិត ថា អ្នកផ្សេង គិតថា គំនិត ! ប្រហែលជា មិនមានអារម្មណ៍ថា ខ្ញុំមានអារម្មណ៍ថា ដូចជា ភ្លៀងធ្លាក់ លើ ថ្ម ចូលក្នុង រន្ធ ចិញ្ចឹមផ្លូវ ត្រូវបាន រូបរួម ក្រោមការ បូមខ្យាច់ និងផែនដី ដ៏លំបាកនិង ទាមទារឱ្យមាន ការតភ្ជាប់ កន្លែង គ្មាន ចន្លោះ ឬ ដុំថ្ម មួយផ្សេងទៀត ឃើញ ដុំថ្ម មួយដែល មានទំនាក់ទំនង មានប្រសិទ្ធិភាព, ផែនដី, ដីខ្យាច់ បានដើរនៅលើ ពួកគេ ដូច្នោះអន្តរកម្ម ទំនាក់ទំនងរវាង ថ្ម ផ្កាសាយ មានឬមិនមាន ខ្យាច់ឬ ផែនដី ទេតែ រូបរួម ដោយដៃ របស់ **Mason** នេះ ដែលបានចូលរួម និង ល្អិតខ្លះ សេចក្តីស្រឡាញ់ នៅលើផែនដី ទាំងអស់ នេះគួរតែត្រូវ បានរូបរួម ជាការ **cobblestones Mason** បាន នោះគឺ បុរសម្នាក់ ដែលតភ្ជាប់ ថ្ម ជាច្រើននិង មិនបើក ចិត្តដុំថ្ម ទេប៉ុន្តែជាអារម្មណ៍ **moldable** ទៅ ជាបំណែក ផ្សេងទៀតណាមួយ គួរតែមាន សំណុំនៃ បំណែក ថា ការ រួមគ្នា ឈរ វា ទម្ងន់ឬ ពាក់ ពេលវេលា ហ៊ាន បំផ្លាញ ដំណើរទស្សនកិច្ច យើងដើរ ដូច្នោះគឺ មនុស្សដែល ទទួលបាន ការផ្ទុក ច្រើនបំផុត នោះទេ ប៉ុន្តែ ប្រសិនបើពួកគេ បានចូលរួមជាមួយ ផលប៉ះពាល់ គឺមាន ទំហំតូចជាង ក្រុមប្រឹក្សាភិបាល-t បំណែក ផ្សេងទៀតជាមួយនឹង សេចក្តីស្រឡាញ់ សេចក្តីស្រឡាញ់ នឹងមាន ដីខ្យាច់ និងដី ដែលបង្រួបបង្រួមយើង ដោយមិនមាន ភាពទន់ខ្សោយ , គ្រាន់តែ ពាក់ បង្រួមអប្បបរមា ប្រសិនបើ បំណែក ទាំងអស់ នេះគឺជា ការរួមគ្នា និងបានល្អ បុរសម្នាក់ **cobbled perfects** ដុំថ្ម របស់ខ្លួននិង បានចូលរួមជាមួយ អ្នក កងទ័រទៀត រួមគ្នា នេះគឺជា ខ្លាំងនិង ជាវិធី គ្នាយ និងរឹងមាំ នៅជុំវិញពិភពលោក គឺជាអ្វី ដែលបង្រួបបង្រួមយើង ឃើញ ប្រភេទ **Lego** បន្ទាយ ពុំអាចបំបែកបាន ជា ទាំងអស់គ្នា រូបរួម និង ល្អិតខ្លះ ប្រសិនបើមាន ដុំថ្ម គ្នា ទទួលបាន ពាក់ អ្វីទេមានតែ ដីខ្យាច់ ដើម្បីដាក់ នៅក្នុងកន្លែង ថ្ម ដែលជា បុរសមាន ជីវិត ដែលជាថ្ម បុរសម្នាក់ ត្រូវបានជំនួស ដោយសារតែការ ពាក់ និង ជីវិត មាន ដុំថ្ម តូច ធំនិង ពួកអ្នក ដូច្នោះ ដើម្បីឱ្យ សមទៅនឹង ធម្មជាតិ ដទៃទៀត ដែលមាន **lapidary** ចាំបាច់ ជាមនុស្ស នៅលើផែនដី នឹង - **molded** ចូលទៅក្នុង វេបសាយ ដើម្បីឱ្យសម ត្រឹមត្រូវមើល ជាមួយ ផ្តួរប ដែលជាកន្លែងដែល បំណែក ទាំងអស់ដែល សមនឹងរួមគ្នា ដូច្នោះ មនុស្សគ្រប់រូបមាន កន្លែងមួយ និង មាន សារៈសំខាន់ មិនតិច ជាងអ្នកដទៃ ទៅជា ផ្តួរប ដោយគ្មាន ផ្នែក បង្ហូរច្រង់ទ្រាយ រូបភាព ទាំងអស់ ដែលត្រូវការ ក្នុង ភពផែនដី ពិភពលោក មួយ ត្រូវការ បុរសទាំងអស់ នេះហើយស្ត្រីដែល គ្មាននរណាម្នាក់ គឺគ្មានអ្វី , អ្វីគ្រប់យ៉ាង មានវិធី ពីរបៀប រស់នៅ និងការតភ្ជាប់ គ្នា នៅទីនេះ គឺ ផែនដី ផ្តួរប ដ៏ធំមួយ ដែលយើង រស់នៅ និងត្រូវ បានភ្ជាប់គ្នា ដោយមិន ដឹង ទេប៉ុន្តែ ទាំងអស់ លេង បញ្ចប់ការ ផ្តួរប សិទ្ធិ កាន់តែច្រើន កោង ផ្សេងទៀតប៉ុន្តែវាជា ធម្មជាតិដែល ទាំងអស់ សម បន្ទាប់ពីទាំងអស់ ដែលយើង ចង់បាន ផ្លូវ ចិញ្ចឹមផ្លូវ មួយគឺមាន ភាពសុខដុម រវាង មនុស្ស ដែល ការងារទាំងអស់ គ្នាសម្រាប់ គោលបំណង ដូចគ្នានេះដែរ សេចក្តីស្រឡាញ់និង ការតភ្ជាប់រវាង មិត្តភក្តិ ដូចជាយើង អាចកំណត់ ខ្លួនយើង បានប្រសិនបើ អ្នកផ្សេងទៀត មិនបាន បង្ហាញពី អារម្មណ៍ និងមិន ប្រាប់ការពិតអារម្មណ៍ នោះគឺ មានអ្វីមួយ ដើម្បីចែករំលែក ហើយប្រសិនបើវា ឈឺ ណាស់ ក្នុងការរស់នៅ ក៏បាន ចែករំលែក ការចំណាយ នោះទេប៉ុន្តែ ដោយសារតែវា មិនបាន ដោះស្រាយ អ្វីគ្រប់យ៉ាង បានយ៉ាងល្អ ដោយសារតែ ប្រសិនបើ ចិត្ត ហើយយើងមាន អារម្មណ៍ សំលៀកបំពាក់ គឺមាន មុខ របស់យើង មុខ របស់យើងហើយ នៅពេលដែលអ្នក ដូចជា មាននរណាម្នាក់ គួរតែបង្ហាញ មុខ បែបហើយ អ្វីដែលវាគឺ ដូចជាប្រសិនបើ ខ្ញុំមាន ការសោកស្តាយ ដូចខ្ញុំ ទេប៉ុន្តែខ្ញុំ បង្ហាញពីរបៀបដែល ខ្ញុំមាន និងការ បង្ហាញ មុខនិង មុខរបស់ខ្ញុំ គឺមិនមែន សម្រាប់លក់ មិនត្រូវ មានតម្លៃថ្លៃ ផងដែរ ដោយសារតែ ប្រាក់ មិន ទិញ ខ្ញុំឬ ខ្ញុំចង់ក្លាយ សម្រាប់លក់, អនុញ្ញាតឱ្យ តែម្នាក់ឯង ទិញ តែមួយ នោះទេប៉ុន្តែ រឿងមួយត្រូវ ប្រាកដថា ខ្ញុំជា ប្រឆាំងនឹង ប្រាក់អីវ៉ូ នៅក្នុងការពេញចិត្ត នៃការមកដល់ នេះដែល បុរសម្នាក់ នោះមិន បាននិយាយថា ទិញ ទាំងអស់ប្រាក់ ខ្ញុំមិនមែនជា ស្តេច និងភ្នំពេញក្រោម មិនចង់ មិន ចង់ឱ្យ បុរស មានអារម្មណ៍ រងទុក្ខវេទនា ដោយសារតែវា មិនបាន ទទួលបាន នៅទីនោះហើយ បើអ្នកមិនបាន ដាក់លក់ ត្រូវបានគេ ទិញ គឺមាន ការសប្បាយរីករាយដោយសារតែ លុយ មិនដែល

បានឃើញ មុខ បង្ហាញ អ្វីគ្រប់យ៉ាង ហើយវា ត្រូវចំណាយពេល **chutzpah** ដើម្បីទទួលយក ពួកគេដើម្បី ឱ្យខ្ញុំ នូវអ្វីដែល យើងមាន ដោយសារតែ យើងមិន ល្អ គ្មាននរណាម្នាក់ គឺល្អ គ្រប់គ្រាន់ ដោយសារតែ ថ្ងៃមួយ មកដល់ ជំនួស ដែលមានតម្លៃថ្លៃ ហើយនឹង ប្រឈមមុខនឹងការ ឈឺចាប់ ដូចគ្នានេះ **uncrownedardor** ដូចគ្នា គឺ ចំណង់ចំណូលចិត្ត សេចក្តីស្រឡាញ់ គឺជា ការស្រមើលស្រមៃ របស់យើង **transposition** ស្រមើលស្រមៃ របស់យើងនៃការ ពិត ខ្ញុំពិតជា ស្មោះត្រង់ចំពោះ ចំណង់ចំណូលចិត្ត ស្រឡាញ់របស់ ការដុត និង ងការឈឺចាប់ ទោះបី ដែល រុងរឿង របស់អ្នក មាន ហើយខ្ញុំជា តារាសម្តែង នៅក្នុងពិភពលោក របស់យើងត្រូវបាន តារាសម្តែង ភាពយន្ត ស្ងៀម ទេប៉ុន្តែការអនុម័ត របស់យើងគឺ ការបាញ់ ខ្សែភាពយន្ត មនោសញ្ចេតនា ដែលបាន ច្រៀង បទចម្រៀង មួយថា៖ « នេះ គឺជាសេចក្តីស្រឡាញ់ របស់យើង ដោយគ្មាន ការឈឺចាប់ ការដុត " អ្នក អាចជា ខ្ញុំនឹង អ្នកគឺជាអ្នក បន្ទាប់មក យើងមាន ទាំងពីរ មើលទៅ និងមើលឃើញ ទស្សនៈ ដូចគ្នានោះ ពិតណាស់ ដូចគ្នានេះ នាពេលអនាគត ជាមួយគ្នា ជ្រុង របស់យើងមានទំហំ ដូចគ្នា ទាំងអស់ ត្រូវចំណាយពេល **all'm** សម **projecting** ដើម្បី **idealize** ទីបំផុត ធ្វើការ តាមវិធីដូចគ្នា ដោយ ផ្លូវ ដូចគ្នានិង ដកដង្ហើម ដកដង្ហើមធំ ដែលអ្នក តែងតែ ដកដង្ហើមធំ ដែលអ្នក ត្រូវបានគេ ភ័យខ្លាច នៃការ នាពេលអនាគត ដែលត្រូវបានគេ ពិបាកនឹងមើលឃើញ ដែលអ្នក ទទួលរង ដោយគ្មានការ ឈឺចាប់ ដោយសារតែអ្នក មិនត្រូវបាន រងរបួស គឺជា ជីវិតដែល បានដឹងថា បាទខ្ញុំមិន ដឹងថាតើ មែន ដោយសារតែខ្ញុំ ស្រមៃ និង ការស្រមើលស្រមៃ គឺ ជា **unreliable** ទេប៉ុន្តែខ្ញុំ ដឹងថាយើង ដាច់ដោយឡែក នោះទេប៉ុន្តែ ជាមួយគ្នា សូម្បីតែគ្រាន់តែ នៅទីនេះ ខ្ញុំបាន ប្រាស្រ័យទាក់ទង អ្នក ឆ្លើយតប អ្នកដឹងថា ជាកន្លែងដែលអ្នក មិន ដឹងថាតើ ខ្ញុំនឹង ប៉ុន្តែខ្ញុំបាន រកឃើញខ្លួនឯង នៅទីនេះនិងទីនោះ ខ្ញុំតែងតែ នៅទីនោះជាមួយ អ្នកនៅតែ មិនដឹងថា ដោយសារតែ ស្រមៃ ប៉ុន្តែខ្ញុំ ស្រមៃ ទាំងអស់ ព្រំដែន ល្អ ឧបសគ្គ នោះទេ ខ្ញុំនិង អ្នក ដែលយើង ទាំងពីរ តែងតែ នៅទីនេះ រួមគ្នា ដាច់ពីគ្នា ត្រូវបានគ្នាបំបែក , ខ្ញុំ ត្រូវការ អ្នកហើយអ្នក នឹងខ្ញុំ អ្នក ដែលខ្ញុំបាន ប្រព្រឹត្ត អំពើ ដែលអ្នក សើច ខ្ញុំ ញញឹម អ្នកនិយាយខ្ញុំបាន អនុម័ត អ្នក អ្នកមើលទៅ ខ្ញុំឃើញអ្នក ឃើញ ខ្ញុំយល់ស្រប ថាយើង តែងតែ បានយល់ ដូចដែលអ្នក ចង់បាន ដូចដែលអ្នក ចង់ គ្រាន់តែសម្រាប់ ការងើប ខ្ញុំធ្វើដំណើរ ខ្ញុំបាន រត់ នាំអោយគេជំពប់ ជើងហោះហើរ ប៉ុន្តែមិន តែងតែ ធ្លាក់ចុះឬ **aleijo** ឱ្យខ្ញុំ អ្នកគឺជាអ្នក ព្យាបាល ព្រះបន្ទូលសន្យា ជាបំណងប្រាថ្នា របស់ខ្ញុំ ដែលខ្ញុំ នឹង ជួបអ្នក និងជាខ្ញុំបានរកឃើញ អ្វីគ្រប់យ៉ាងនិង មិនដឹង អ្វីនោះទេ ដោយសារខ្ញុំបាន នឹកគិតថា វានឹងមាន ដូចជា ពេលអនាគត បានឃើញ អ្នកនិង មានអារម្មណ៍ថាអ្នក មានអារម្មណ៍ថា ខ្ញុំ ដូចជាអ្នក អាន អ្នកពីអ្វីដែល ខ្ញុំបានសរសេរ និងអ្វីដែល ខ្ញុំមានអារម្មណ៍ថា នោះគឺ ខ្ញុំចង់ឱ្យអ្នក នៅក្បែរ ជានិច្ច ជាមួយខ្ញុំ ខ្ញុំ លើស កុប្បកម្ម ប៉ុន្តែមិនការប្រយុទ្ធគ្នា នេះគឺ **disculpa** គ្មាននរណាម្នាក់ មាន នេះគឺដើម្បី ស្តីបន្ទោស ដោយសារតែ អ្នកចង់ឃើញ សូម្បីតែដោយគ្មាន ការសម្លឹងមើល ខ្ញុំដឹងថាខ្ញុំ ស្រមៃថា អ្នកឃើញ ត្រូវបាន សញ្ជ័យ អធិរាជ ពិតនិង មិនមែនជា ការស្រមើលស្រមៃ គឺ មួយភ្លែត ដោយគ្មាន ការបោកប្រាស់ ។

Nullity ឬសូន្យ មើលចុះ គ្មាននរណាម្នាក់ ចេញពី ការប្រកួតនេះ នៅពេលដែល មាននរណាម្នាក់ សម្រេច អ្វីដែលអ្នកចង់ អង្គុយ បានប្រារព្ធឡើង សប្បាយរីករាយ ជាបណ្តោះអាសន្ន ដោយសារតែ មហិច្ឆតា នេះគឺដើម្បី ឈ្នះ ហើយបន្ទាប់មក ឈ្នះ កាន់តែច្រើន សប្បាយរីករាយណាស់ ដើម្បីសម្រេចបាននូវ ការខកចិត្ត ដោយសារតែវា បានឈានដល់ និងការ ចង់បាន ច្រើនជាងនេះ តែងតែ ច្រើនជាង **coisita** ណាមួយទេ ប្រសិនបើលោកអ្នក ពេញចិត្ត និងមានឥទ្ធិពលខ្ញុំ សប្បាយចិត្ត ទេប៉ុន្តែ **following've** គិតថា ឥឡូវនេះ បំណង មួយផ្សេងទៀត បន្ទាប់មក លោក ។ ទេពកោសល្យ ផ្តល់ ឱ្យខ្ញុំ បំណងប្រាថ្នា ទាំងបី ទេប៉ុន្តែ បំណងប្រាថ្នា **arem** មួយ និងសូម្បីតែ ឥឡូវនេះ លោក ។ ទេពកោសល្យ

បាត់ ខ្ញុំមិន មានអារម្មណ៍ថាដូច ជាអ្វីដែល តូចមួយបន្ថែមទៀត នៅពីក្រោយ ភាពស្រស់ស្អាត គឺ តួអក្សរដែល ជាកម្លាំង ដែល ជំរុញ ឱ្យយើង អនុវត្តតាម ជានិច្ច ហេតុនេះហើយបាន ជាការ មនោគមនិយម ការពារ ផ្ទាល់ខ្លួននិងការ អនុវត្តជាក់ស្តែង មួយ ដ៏ល្អ អាកប្បកិរិយា និងបុគ្គល សង្គម , ទីស្រឡាញ់របស់ខ្ញុំ ដែល បង្ហាញពី ភាពខុសគ្នា នៃ ការសម្តែង អាកប្បកិរិយា នេះនិង រូបរាង ដែលជា គំនិត មួយដែល គិត ជាវិធី មួយ ដូច្នោះ ហើយ ដើម្បីអនុវត្តតាម ការស្វែងរក ឬ ឈានដល់ មោទនភាព ថាកម្លាំង នៃធម្មជាតិ មួយដែល អនុញ្ញាតឱ្យយើង ក្លាយទៅជា អ្នកដែល យើងជា មនុស្ស តែមួយគត់និង ម៉ាស៊ីនភ្លើង នៃហេតុផល ណាមួយ ដោយខ្លួនវា ទៅនឹងអ្វីដែល ពួកយើង ប្រាថ្នាចង់ ក្លាយជា ពិសេស **Ai**មិនជឿថា អ្នកមាន ថ្ងៃមួយ ផែរនោះទុក រួចទៅហើយ ដែលអ្នក ស្វិត្រី បានដាក់ ឡើងជាមួយ ទេប៉ូឡែក ្រសឡាញ់និង ការប្រយុទ្ធប្រឆាំងនឹង ឈរនៅក្នុង ការដួលរលំ ជំនឿ ដោយមិន ចង់ ទៅដោយគ្មានការ លោតដ៏គ្រហែង ម្នាក់ ធ្លាក់ ខូច ទាំងអស់នៅក្នុង កំហុស ដោយគ្មាន លេស ដោះសារ និង **upa** !ពណ៌បៃតង ភ្លោក ទាក់ទាញ ព្រះនាង របស់អ្នក ព្រលឹង របស់អ្នក គឺនៅលើ ខ្ញុំចង់ឱ្យ អ្នករាល់ ថាជា នរណាម្នាក់ រស់នៅ ដកដង្ហើម ការ **marigold** រីករាយ របស់អ្នក ជាសះស្បើយ ឈឺ ពណ៌ ឱ្យខ្ញុំ ពន្លឺ របស់អ្នកគឺជា ការចាប់ចិត្ត និងសក់ ដ៏ស្រស់ស្អាត ដ៏ស្រស់ស្អាត របស់អ្នក ដែលខ្ញុំ បាន បុក មានការ បង្កើត ទំនាក់ទំនងរវាង ជា **root** នៃបេះដូងដើម្បីសំលាប់ ភាពឯកោ ខ្ញុំសូមស្វាគមន៍ ការដឹងគុណចំពោះ ចំណង់ចំណូលចិត្ត ដែល ប្រគល់ ប៉ះ ថា នេះ ស្នាមញញឹម ដែល បាននាំខ្ញុំទៅ ឋានសួគ៌ ដែល

ខ្ញុំបានឃើញអ្នក មើលទៅ ខ្ញុំបាន កត់សម្គាល់ឃើញ ខ្ញុំមើលទៅ ត្រឡប់មកវិញ ដើម្បីជួសជុល ចូលចិត្ត ស្រឡាញ់ ស្រឡាញ់ គឺជា កាយវិការ នៃក្តី ស្រឡាញ់ ម្តងទៀត។

អ្នកមាន ដូច្នោះដូច្នោះ ហើយបាននិយាយថា ដូច្នោះដើម្បី ឱ្យខ្ញុំ ខ្ញុំបានឃើញ វាត្រូវបានគេ មិនចូលចិត្ត ខ្ញុំបានសួរ អ្នកពីរបៀប ដែលអ្នកមាន ហើយអ្នក ស្ទើរតែ **choravas** ខ្ញុំមានអារម្មណ៍ថា សោកស្តាយ ហើយអ្នក បានសួរ ដូច្នោះមិនត្រូវ ដូចជាអ្នក សួរខ្ញុំ រីករាយជាម្ខាង ដែលខ្ញុំ មិនចូលចិត្ត អ្នកប្រសិនបើ ថ្ងៃមួយ អ្នករកឃើញ ដោយខ្លួនឯងបាត់បង់ការ គិត របស់ ខ្ញុំជា ចំណុចចាប់ផ្តើម គិតថា ជីវិតគឺជា ផែនទីមួយ ហើយថាខ្ញុំ នឹងស្វែងរក អ្នកនិង ខ្ញុំបានប្រាប់អ្នក នៅទីនេះ បានចាប់ផ្តើម ស្វាគមន៍ ការធ្វើដំណើរ និងការ គ្មានអ្វី ដែលអ្នកមាន គណនី ជាមួយខ្ញុំ ហើយហើយ ខ្ញុំ នៅក្នុងការលាក់ របស់អ្នក ជាកន្លែងដែល ផ្តល់ឱ្យខ្ញុំមួយ **beijito** និងអ្វីគ្រប់យ៉ាង គឺស្រស់ស្អាត ។

ស្រមៃដោយគ្មាន ការបង្កើតការ សរសេរ ដោយមិនចាំបាច់ អាន សវនាការ ដោយមិនចាំបាច់ ស្តាប់ ការសិក្សា ដោយគ្មាន ការតុបតែង មើល ពាក្យ ស្លោក មួយបាន ស្បែកដែល មើលឃើញ និងមានអារម្មណ៍ និងអនុញ្ញាតឱ្យ ខ្លួនអ្នក ទៅលើ អក្សរ ក្នុងពាក្យ ក្នុង ប្រយោគ ដែលមាន នៅក្នុងកំណាព្យ ជាមួយខ្ញុំ ទាំងអស់ គឺមាន បញ្ហា នៅថ្ងៃនេះ ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា ទំនើប ដោយមិនមាន កន្លងមក ខណៈដែល វិញខ្ញុំ ភ្លេចនិងធ្វើវា ជាថ្មីម្តងទៀត នៅក្នុងការ យល់ដឹង ការពិត អារម្មណ៍ ក្នុងភ្នែក នេះ មានអារម្មណ៍ថាមាន មុខ មានអាយុ នៅក្នុងភ្នែក នេះហើយ ខ្ញុំឃើញអ្នក និងដោយគ្មាន រឿង ឬ **demagoguery'm spontaneous** ខ្ញុំជា ទៀងទាត់ និង មានវត្តមាន នៅថ្ងៃនេះ ត្រូវបានគេ អង្គហេតុ ដូច្នោះ ភ្លេច វាគឺជាការ ដូចជាប្រសិនបើ មិនមាន ពេលវេលា មុនមកពី ភ្នែក ផ្នែកខាងក្នុង ក្រៅ ខ្ញុំចាំបាន ថាខ្ញុំ មាន ហើយខ្ញុំបាន រកឃើញខ្លួនឯង ក្នុង ពេលនេះ ពេលនេះ បាន គឺ ឥឡូវនេះ នៅតែមាន សម្រាប់ខ្ញុំក្នុងការ សម្លឹងមើលទៅ មុខ នេះជា ពេលនេះ ពេលនេះ ព្រឹត្តិការណ៍នេះ មិនបាន ម្តង ប៉ុន្តែឥឡូវនេះ បានបង្ហាញខ្លួន ស្ទើរតែ ផុស ព្រះបន្ទូលនៃ ទង្វើនៃការ មួយ ដែលថាតែមួយគត់ដែល ចង់បាន នៃការ មួយដែល នឹងមានរយៈពេល អារម្មណ៍រីករាយមួយ គ្រាន់តែ ដើម្បីសរសេរ អ្វីនោះទេ ប៉ុន្តែបាន និយាយថា ដើម្បី ស្មើនឹង ចក្ខុវិស័យ នៃ ថ្ងៃនោះ

ហើយ បានកើត អំណាច សរសេរ សេចក្តីអំណរនៃ បុរសម្នាក់ដែលបាន រស់នៅ បណ្តែតទឹក របស់គាត់នៅថ្ងៃ ទៅមួយថ្ងៃ ហើយ ស្ទើរតែ រលាយ ទី កច្ចាស់លាស់និង ដីស្ងប់ស្ងាត់ ដែលធ្វើដំណើរ មុខ ដេញថ្លៃ នេះ គឺជាទឹកភ្នែក ដែលកំពុងរត់ នៅលើមុខ របស់អ្នក ភ្លេងស្រី ស្រ្តី ជាស្រ្តី ដែល ពេលខ្លះ ត្រូវបានបាត់បង់ និងមិន ប្រាកដថាអ្វី ដែលគាត់ចង់ ទេតែ មានគោលបំណងដើម្បី ផ្តែមដូច ឈើរី មាន អក្សរ មាន ពេលខ្លះ ជាការ ល្អ ដែលជា ពាក្យ ផ្សេងទៀតពន្លឺ ចេញពី ផ្នែកខាងក្នុង ជាមួយនឹង ពន្លឺ ដែល មិនដឹងថាគេ កំហឹង ទេតែ មានអារម្មណ៍ថា ជាការ ដុត របួស ពីការ ត្រឡប់ ពីការ ធ្វើដំណើរ ទៅកាន់ ខ្លួន ត្រូវ ងាក អត់បទ មួយ នៅក្នុងពិភពលោក របស់អ្នកហើយ ខ្ញុំឃើញ គាត់ជាមួយ រូបរាង យ៉ាងប្រាសប្រដា ដឹងថាគេ អ្នកមានអារម្មណ៍ថា ខ្ញុំ ដឹងថាអ្វីដែល ភ័យខ្លាចខ្ញុំ ដឹងថាអ្វីដែល អ្នកដឹងថា បំណងប្រាថ្នា របស់អ្នកនៅក្នុង ពេលរសៀល ទាំងនេះនៅក្នុង យប់ ឯកោ អ្នកដែល មានគឺជា ចំណង់ចំណូលចិត្ត មានបំណងប្រាថ្នា អ្នកបិទ ភ្នែករបស់អ្នក មានអារម្មណ៍ថាមាន ការភ័យខ្លាច ហើយខ្ញុំ ចង់ គិតថា រីករាយ របស់អ្នកនិង មានគន្លឹះក្នុងការ មានភាពក្លាហានហ៊ាន នរណាម្នាក់ ញញឹម រង់ចាំ ទទួលយកការ លួច ឈ្លានពាន ប៉ុន្តែមិន ទទួលយក ដោយខ្លួនឯង នោះគឺ ការរបស់អ្នក សុបិន្ត របស់យើងនៅ ក្នុងកិច្ចប្រជុំ របស់យើងនៅលើ មាត់ស្ទឹង មួយ ដែលខ្ញុំបាន ញញឹម មនុស្សគួត ជុំវិញ ដោយមាន ដុំថ្ម នៅក្នុងទឹក ដែលធ្វើចលនា និងការ ផ្លាស់ទី ថ្មនេះ គឺមាន ការលំបាកណាស់ ប៉ុន្តែអ្នក និងទឹក គឺមាន ប្រពន្ធ ដ៏បរិសុទ្ធ នៃរឿង

craziest នេះ ប្រសិនបើខ្ញុំ អង្គុយ ខ្ញុំគិត សរសេរ រវាងបន្ទាត់ ក្នុង មួយប្រភេទ ត្រី ស្រមៃស្រមៃ នៅ អាងចិញ្ចឹមត្រី ដែលជាកន្លែងដែល គ្មានអ្វី និង អ្វីសោះ ប៉ុន្តែគ្មានអ្វី ដែលមិន អាចទទួលបាន អុកស៊ីសែន ដកដង្ហើម ឱ្យបានគ្រប់គ្រាន់ដើម្បី ស្វែងរក សេរីភាពនៃការ ហែលទឹក មួយថ្ងៃ ដោយគ្មានការ អាងចិញ្ចឹមត្រី អំណោយ ហើយដូច្នោះ យាយ សុបិន្ត ជំរាបសួរ ខ្ញុំមើលឃើញ ថា អ្នកគឺជាអ្នក ស្នើសុំឱ្យ មានការ របៀបគឺជាអ្នក ដែលខ្ញុំ អ្នកនិយាយ គិតជាង ខ្ញុំមាន ឬច្រើនជាង ខ្ញុំស្តាប់ហើយខ្ញុំគិតថា នេះ ជាច្រើនទៀត ដែលខ្ញុំបាន មើលឃើញ ពី បញ្ហា របស់អ្នក មិន គិត ពេក មើលឃើញ គេមើលឃើញ គិតជាងនិង មានអារម្មណ៍ថាមាន ការព្រួយបារម្ភ ពីអ្វីដែល អ្នក និងមិន ចាកចេញ ចិត្ត វិជ្ជមាននិង គំនិតច្នៃប្រឌិត របស់អ្នកប៉ុន្តែ មិន អវិជ្ជមាន គឺ ស្ថាបនា ការហ្វូ យក បាត់បង់ជំនឿ នរណាម្នាក់ ចាប់ ខ្ញុំមានអារម្មណ៍ ក្រញាំរឿងការពារ ឱ្យខ្ញុំ ជាមនុស្សម្នាក់ ដែល មិនដែល ភ្លេច និង បានប្រាប់ខ្ញុំ អ្នកបន្ទាប់មក ១១ ខ្ញុំចង់ឱ្យអ្នក រីករាយនិង មានសេចក្តីរីករាយ សប្បាយចិត្ត ដូចជា មនុស្សគ្រប់រូប ផ្សេងទៀត គឺជាអ្វីដែល ខ្ញុំចង់ ប្រជាជន អីត្ត ដូច្នោះមាន ចំណង់ចំណូលចិត្ត មើលទៅ ពេលខាងមុខ ខ្ញុំបានឃើញអ្នក នេះជា មន្តអាគម ដ៏ស្រស់ស្អាត គឺមាន ទាំងអស់ដែលចង់បាន គឺ អ្នកគ្រាន់តែ អ្នកតែ អ្នក និងខ្ញុំ សប្បាយចិត្តដូចជា ខ្ញុំបានឃើញ ភ្លៀង ធ្លាក់ចុះ និងសើម រូបរម រូបរម និងការ ងងឹត ដែលយើង ត្រូវបាន ជន់លិច ជាមួយនឹងការ ធ្លាក់ចុះ ទាំងនេះនៃការ មនុស្ស និងអ្វីទាំងអស់ដែល ត្រូវបាន សម្តែងនូវ សេចក្តីអំណរ នៅពេលណាដែល ខ្ញុំមានអារម្មណ៍ថា រាល់ពេលដែល ខ្ញុំសរសេរ គឺជាអ្វីដែល ខ្ញុំមើលឃើញខ្ញុំចាំ និងមើលឃើញ អ្នក ត្រង់ ទៅមុខ នៅពេលអនាគត ហើយ នៅក្នុងនេះ ខ្ញុំចង់ឱ្យអ្នក គិត ជានិច្ច ពេលដែលខ្ញុំបាន ឃើញអ្នក នៅជាមួយខ្ញុំ ផ្ចិត ទៅនឹង បបូរមាត់ ផ្ចិត ជាមួយនឹងរាងកាយ បបូរមាត់ ជាមួយនឹងរាងកាយ ដែលបានភ្ជាប់ ច្រើនជាង មិត្តភក្តិ តែងតែ ជាអ្វីដែល គាត់បានឃើញ និងមិន បាននិយាយថា គឺ ជាអ្វីដែលចង់បានហើយ មានអារម្មណ៍ថាមាន អ្វីមួយ យ៉ាងខ្លាំង មួយ ដោយគ្មានការតភ្ជាប់ ទុក្ខព្រួយ ដាក់ អ្នកនៅក្នុង ការស្រមៃស្រមៃ របស់ខ្ញុំត្រូវបាន បង្កើត អ្វីមួយ ដ៏ស្រស់ស្អាត នៅក្នុងស្រមោល នៃ ពណ៌លឿង ដូចព្រះអាទិត្យ ដែលមិន ចេញ និងការ **radiating** ថាមពល ពេញមួយថ្ងៃ បើកចេញ ពន្លឺ នៅពេលដែល វាទទួលបាន ងងឹត ទាំងអស់ដែល បានចូល ច្បាស់លាស់ វិមាត្រ នេះភាពងងឹត ហេតុផល មួយដែល មិនមាន ការស្រមៃស្រមៃ នៃការ លើកទឹកចិត្ត ពីកន្លែង ទទេ អ្នកមិនឃើញ គម្រោង ទាំងអស់នៅក្នុង ភាពងងឹត ស្រមៃ ជញ្ជាំង ធ្លាក់ចុះ ហត្ថា ឧបសគ្គ ដ៏អាក្រក់បំផុត ដែលខ្ញុំបាន ចាប់ផ្តើម បង្ហាញ ពន្លឺ ពន្លឺ ឡើង ក្រណាត់ នោះរហូតដល់ ពេលដែល

ខ្ញុំនឹង សុបិន គិត តែមិនគិតថា គ្រាន់តែដូចជា គ្មានអ្វី ដូច ចិត្ត គិតថា ខុសគ្នា ពីមនុស្ស ទៅមនុស្ស ដែលអ្នកគិតថា ខ្ញុំជា ផងដែរ! យើង គិតនិង ទង្វើ តែងតែ មានតែមួយប៉ុណ្ណោះ ដែលនឹងត្រូវ កើតឡើង ដូចដែលខ្ញុំបាន មើលឃើញ **darkness'm** ដឹកអ្នកដំណើរ មិនឱ្យ សេចក្តី

ស្រឡាញ់ បន្តិច ថាខ្ញុំមានអារម្មណ៍ អស់ទាំង ផ្នែក រាងកាយ អារម្មណ៍ អសកម្ម ខូចដោយ សម្លេង សំឡេង ដែលប្រាប់ ឱ្យខ្ញុំ បានសម្រាក និង ស្របបយកដោយ បានសង្កត់ធ្ងន់ ear'm បាន លេចឡើងម្តងទៀតការមិន ដេក ទេតែ វាអាចនឹង ល្អប្រសើរជាងមុន ដើម្បី ភ្លេច អ្វីនោះទេ ដើម្បីបន្ថយ ភាពតានតឹង ឈរ Pulse'm កន្ទុយ លែតម្រូវ ប្រហែលជា លើកចុងក្រោយ ត្រូវបានដោះលែង ខ្ញុំហើយ ខ្ញុំជា ស្នាត់ ប៉ុន្តែមិនមាន ដំណោះស្រាយទៅនឹង សំណួរនេះ មិន មានប្រតិកម្ម ទេតែ ធ្វើសកម្មភាព ថែរក្សា ស្ថានភាព នៅទីនេះ គឺតែងតែ ជា ពេលវេលាដ៏ល្អបាញ់ បិទ sofridão នេះ។

ខ្ញុំគិតថាខ្ញុំ សុបិន ខ្ញុំភ្ញាក់ឡើង ខ្ញុំបានឃើញ អ្នកនៅក្នុង ក្តីសុបិន មួយដែល ហាក់ដូចជា រឿងនិទាន អ្នកមាន មួយដែល មាន ការទាក់ទាញ ព្រះនាង ខ្យល់ សម្រស់ កាន់តែច្រើន កាន់តែច្រើន ត្រូវបាន បំផុសគំនិត របស់ខ្ញុំ មិនត្រូវ ការស្រមើលស្រមៃ គឺជា អ្នកចម្បាំង ជិះសេះ របស់អ្នកសម្រាប់អ្នក ដែលខ្ញុំមាន សកម្មភាព unarmored ណាមួយ ដើម្បីការពារបេះដូង ត្រូវបានគេ ងងុយគេង ដែលអ្នក បានបើក នោះធ្លាក់ចុះ ដេកលាក់ មាត់ អ្នកខ្ញុំ បានគិត ពីអ្នក នៅក្បែរអ្នក ទំនោរ កុហក បានស្នើសុំ ទើប មួយដែល បានប្រទាន ឱ្យគាត់ ចង់ ចង់ នៅជាមួយអ្នក ខ្ញុំបាន ឃើញថាខ្លួនខ្ញុំ សុបិន នៃអ្នក ដែលខ្ញុំបាន ឃើញអ្នក ដ៏ស្ងប់ស្ងាត់ ផ្កា ផ្កាដែលដុះ ទឹកអប់ របស់អ្នកបាន ល្បួង ឱ្យខ្ញុំ នាំ ខ្ញុំទៅ ជួប អ្នកទទួល flustered ធ្វើដោយយើងមាននៅក្នុង ដំបូល របស់អ្នកដើម្បីមើល ភាព វិញ ខ្លួនខ្ញុំ ដល់អ្នកនិង ខ្ញុំថាអ្នក ធ្វើឱ្យខ្ញុំ ញញឹម បានបាត់បង់ អ្នកធ្វើឱ្យ ខ្ញុំមានអារម្មណ៍ ល្អដូច្នោះ គឺ អនុញ្ញាតឱ្យខ្ញុំ ទៅហួសពី គ្មាននរណាម្នាក់ មានដូច្នោះ ទន់ភ្លន់ មួយក្នុងចំណោម ជាង ពាន់នាក់ ឬប្រសើរជាងនេះ ឬក៏ Infinity គឺស្រស់ស្អាត ដូច្នោះខ្ញុំមានអារម្មណ៍ថា សម្រាប់អ្នកគឺ មិនអាចទៅរួចនោះទេ ដើម្បីឱ្យមានអារម្មណ៍ កាន់តែច្រើន ត្រូវបាន អនុញ្ញាតឱ្យខ្ញុំ ចូលទៅ បានសម្រាប់ អ្នកដោយ មន្តអាគម របស់អ្នកសម្រាប់ សេចក្តីអំណរ របស់អ្នក។

អ្នកកំពុង គួរឱ្យស្រឡាញ់ មួយដែល អ្នកមាន ទារក ដែល នៅជុំវិញ នៅលើជើង ត្រូវបាន មិត្តភក្តិ ជាទីស្រឡាញ់ ខ្លាំងណាស់ ដូច្នោះ ខ្ញុំចង់ឱ្យអ្នក មាន ភាពសប្បាយរីករាយ ជាមួយខ្ញុំ គឺល្អបំផុត នេះគឺជា អ្វីគ្រប់យ៉ាងដែល most're ដែល ខ្ញុំចង់បាន ហើយចង់ ក្មេង គួរឱ្យស្រឡាញ់ គឺជា ស្រលាញ់ ខ្លាំងណាស់ គឺត្រូវបាន smiling're អាណិតអាសូរ ណាស់ ជាក្តីអំណរ ដ៏ធំបំផុត មាន កូនប្រុសរបស់ខ្ញុំ គឺជា ពិភពលោក ក្មេងប្រុស ក្មេងពិសមែនទេ pesky របស់ខ្ញុំ គឺជាអ្នក យ៉ាកុប កូនផ្កា របស់ខ្ញុំគឺ ក្មេង និង ក្មេង របស់ខ្ញុំ ងាក ត្រជាក់ ពេក គឺជា ថ្ងៃទាំងមូល ស្នាមញញឹម របស់អ្នក របស់ខ្ញុំ មានសេចក្តីអំណរ របស់អ្នកមាន ថាមពល គួរឱ្យចាប់អារម្មណ៍ អ្វីដែល លោត បរិសុទ្ធ ថ្នាំ ជញ្ជាំង ទៅអំពី Acerca ពីខ្ញុំ ដោយសារតែភាព ផ្អែម មកនិង ផ្តល់ឱ្យខ្ញុំ pudding បាន របស់អ្នក ដល់ខ្ញុំ អ្នកមាន ដូច្នោះ ផ្អែម ត្រជាក់ ដូច្នោះ ថ្ងៃទាំងអស់ Tás តែងតែ ញញឹម និងការ ត្រៀមខ្លួនជាស្រេច ដើម្បីចូលទៅកាន់ ផ្លូវ សួនច្បារ នេះគឺជា ក្មេងប្រុស ម្នាក់ កាច ដូចអ្នកនិងអ្នកចូលចិត្ត ខ្ញុំចង់ឱ្យអ្នក ដឹងថាខ្ញុំ ចង់ឱ្យ អ្នកតែងតែ នៅក្បែរខ្ញុំ

ការធ្វើដំណើរ នៅក្រោម ពពក ហោះ នៅក្រោមការ បាននៅក្នុង ភព ព្រះអង្គរ និង Jupiter នៅលើ ភពព្រះអង្គរ ស្ថានបរមសុខ បានសម្រេចចិត្តទៅ ស្រឡាញ់អ្នក និង Jupiter បានធ្វើ អ្នកមាន នៅទីនេះត្រូវបាន ត្រូវបាន ហោះហើរ របស់ខ្ញុំពី ភពផែនដី ទៅកាន់ ភពផែនដី បាន កម្លាំង បិទ អំណាច បាន មានអំណរសប្បាយ គឺ ជាអ្វីមួយដែល សម្តែងនូវគឺជាសេចក្តីស្រឡាញ់ ក្នុង bloom បាន ដូច្នោះ មាន កម្លាំង ព្រះអាទិត្យ បានផ្លាស់ប្តូរ ដូច ផ្កាឈូករីក បាន ស្ម័គ្រចិត្ត ក្នុង ការខិតខំប្រឹងប្រែង ឥតឈប់ឈរ នៃការដុត អ្វីមួយ គឺជា សុបិនមួយ ជាការ

ជោគជ័យមួយ គឺជា អ្វីគ្រប់យ៉ាង ជាមួយនឹង គោលបំណង គឺជា ចំណង់ចំណូលចិត្ត **dimensionless** យ៉ាងខ្លាំង ពីសំណាក់ ទីបំផុត មើលទៅ ដោយសេចក្តីស្រឡាញ់ យ៉ាងខ្លាំង ដោយបង្អួចដែល ខ្ញុំបាន កត់សម្គាល់ឃើញ នៅលើផ្នែក ចំណាយ ស្តេន មើលទៅ ច្រើន នៅពេលខាងមុខ ខ្ញុំបានឃើញ ផ្កាយ របស់អ្នកត្រូវបាន **shimmering** ដ៏អស្ចារ្យ មើលទៅ ខ្ញុំបានឃើញ ព្រះច័ន្ទ គឺ ខ្ញុំនិង សម័យ របស់អ្នក ធ្វើដំណើរ ទេសភាព គឺ ខ្ញុំបានឃើញអ្នក ធ្វើដំណើរ នៅលើដី និងក្រោម សមុទ្រ មួយដែល តាមដានបានធ្វើដំណើរ នៅលើ ដៃ ដែលឈ្នះ នៅក្រោម ដីនិង សមុទ្រ គឺគ្រាន់តែជា ពន្លឺព្រះច័ន្ទ នេះ។

Saudade ត្រូវបាន ចង់ គឺដើម្បី ចង់បាន គឺការ ស្រឡាញ់ គឺត្រូវ គិតថា ដើម្បីឱ្យមានអារម្មណ៍ ខ្ញុំនឹក ចង់ របស់អ្នក គឺត្រូវមាន អ្នកនៅទីនេះ គឺការ មានបំណងចង់ កិច្ចប្រជុំនេះ គឺដើម្បី ស្រឡាញ់ ខ្លួនអ្នក ត្រូវបាន តែងតែ គិតអំពី អ្នក មានអារម្មណ៍ថា វត្តមាន របស់អ្នកត្រូវបាន ខកខាន ជាមនុស្ស ដោយគ្មាន អ្នកហើយ គិតនិង ចង់បាន និងមានអារម្មណ៍ **-t** និងស្រឡាញ់អ្នក ដោយមិន បានមើលឃើញ អ្នកហើយ មានបំណងចង់ ឱ្យអ្នកនូវ អារម្មណ៍ **5:** ការមើលឃើញ មើលឃើញ អ្នក ដោយគ្មាន ទ្វារ ដោយគ្មាន ក្លិន ដែលអ្នក ក្លិន , ការស្តាប់ ឮ ដែលអ្នក ប្រព្រឹត្ត ដោយមិនមាន សំលេងវំខាន , រសជាតិ រីករាយ ខ្ញុំដោយគ្មាន **proving** អ្នកហើយ ប៉ះ អ្នក ដោយមិនគ្មានអ្វី ល្អប្រសើរជាងមុន ក្នុងការ ប៉ះ ចងចាំនិង មានអារម្មណ៍ថាមាន អារម្មណ៍សោកស្តាយ នោះ។

បង្កើត អ្វីមួយដែល ពុម្ពអក្សរក្រវាច់ ប៉ុន្តែគឺ មិនច្បាស់ ណាស់ ស្រមៃ បង្កើតនិង ផ្លាស់ប្តូរ សរសេរទៅកាន់ នរណាម្នាក់ អាន មិនដឹងថាអ្វី ទេប៉ុន្តែ ខ្ញុំ ដឹងថាហេតុអ្វី ទេប៉ុន្តែ ខ្លះ ការបំផុសគំនិត ខ្ញុំត្រូវ យកជំហរមួយ ដើម្បីប្រឈមមុខនឹង ស្ថានភាពនេះ ដើម្បីសរសេរ ហើយមាន អ្វីមួយដើម្បី អាន ចាប់ផ្តើម គិតថាខ្ញុំ នឹងព្យាយាម ទម្លាក់បោះបង់ ព្រោះវាមិនមែន ជាការងាយស្រួល ក្នុងការ ទទួលបាន។

ប្រសិនបើមាន ថ្ងៃមួយ នៅទីនោះ ដើម្បីប្រាប់ ពីដំណើរផ្សេងៗ ឬ **misadventures** នៅក្នុងគ្រាន់តែ មួយថ្ងៃ ឬមួយ ឆ្នាំ កន្លងផុតទៅ មួយឆ្នាំ ដែលខ្ញុំអាច មើលឃើញ **50** ថ្ងៃ គឺមាន **365** ថ្ងៃក្នុងមួយឆ្នាំ និង **7** ថ្ងៃក្នុង មួយសប្តាហ៍ **24** ម៉ោងក្នុងមួយថ្ងៃ នៅទីនេះ គឺជាប៊ិច នៃ ដង **50** ថ្ងៃ សម្រាប់ការទាំងនេះ **365** ភាគនៅឆ្នាំ ថ្ងៃធ្វើការ ចំនួននិង **60** នាទី រយៈពេល **24** ម៉ោង ដង ខ្លី មានជីវិតរស់ សម្រាប់ពេលបច្ចុប្បន្ន នេះ!

ការទទួលជ័យជម្នះ **erer** ដោយគ្មាន ភ័យខ្លាច នោះគឺ ពន្លឺព្រះច័ន្ទ ដោយ សមុទ្រ ខ្ញុំជា ប្រធានក្រុម នេះមាន អ្វីគ្រប់យ៉ាង ដោយដៃ នៅលើ ការធ្វើដំណើរ មក ប្រយុទ្ធ រូបភាព ឈ្នះ គឺ លាវ មួយ។

ប្រសិនបើវា មួយថ្ងៃ ទៅ - អើយ សេចក្តីអំណរ ចានរណាម្នាក់នឹង ចាក់សោ ទ្វារ បង្អួច បើកចំហនិង ការហោះហើរ មិនខ្លាច នៅក្រោមមេឃ គ្មានរណាម្នាក់ ដែលប្រព្រឹត្តតាម កិច្ចព្រមព្រៀង គ្នាទៅវិញទៅ វិនិច្ឆ័យទោស ដោយមិនដឹងខ្លួន អោយខ្ញុំ ងូត សម្រាប់ចំណាំ រលុង បរិស្ថានមួយ នៅក្នុង ឯកន្លែង ក្តៅខ្លាំងណាស់ មួយដែលមាន ផ្កាលីលី **Marigolds** , កន្លងមក គឺមិន ស្រពោន ដី សើម មានសំណើម នៅលើដំបូល ដែលជា ចង្កៀង ដែលបានលាក់ និងមានសុវត្ថិភាព គ្មាន ឡើងដើម្បី ដកញែក **filaments** កើនឡើង ភាពតានតឹង នៅទីនោះ ដង មានការលំបាក សូម្បីតែ លំបាក ទេប៉ុន្តែ គ្មានរណាម្នាក់ ខ្ញុំចង់និយាយថា គ្មានរណាម្នាក់ បានដឹងថា អ្វីដែល បានយល់ ហើយដឹង ថាជា ម្នាក់ ឯងនៅក្នុង ហ្វូងមនុស្សប៉ុន្តែនៅទីនេះ គឺជាការ ផ្សាយបន្តផ្ទាល់ ដោយមិនចាំបាច់ មានស្រាប់ និងនៅខាងលើ សង្ខេប ញញឹម ស្នាក់ស្នើរ យ៉ាងខ្លាំង ទាំងអស់ ស្រែកឡើង សម្រាប់ បរិទេវ បានសរសេរ ពីអ្វីដែល ខ្ញុំមិនយល់ ទេប៉ុន្តែ ជាពិសេស មានអារម្មណ៍ថាខ្ញុំ បានឃើញ អ្វីគ្រប់យ៉ាង ហើយគ្មានអ្វី រកមើល បន្ទាប់មក បានស្រែក ដោយសារតែ ធ្វើឱ្យខ្ញុំ និងមិន អនុញ្ញាតឱ្យអ្នកដឹង ទេប៉ុន្តែ មិនមានអ្វី នៅទីនេះគឺជា ទឹកអប់ ដែលបាន ពង្រីកនិង ភ្លឺ ដែល ចំណង់ចំណូលចិត្ត **edgy** នៃការឈឺចាប់ គឺជា ពេលវេលាដើម្បី និយាយអ្វី នោះមក មិនគ្រាន់តែ ដោយសារតែ មានអ្វី ផ្លាស់ប្តូរ នៅលើ សរសៃ រត់ ឈាម ពេលខ្លះ នៅឆ្ងាយពី បេះដូង ដែលមិន ប្លែក គឺ គ្រាន់តែដើម្បី ទទួលបានគំនិត មួយ វាជាការ អ្នកនិពន្ធចំនួនទស្សនា ការ ចំណង់ចំណូលចិត្ត ខ្លាំងនិង ដ៏មានតម្លៃពេល សូម្បីតែនៅក្នុង ព្រលឹង **pauper** មួយ យ៉ាងសំខាន់ ដែលមនុស្ស និងមាន ចិត្ត ទេព្រោះ អ្នកខ្លាច អ្វីដែល មានអារម្មណ៍ថា ទីបំផុត នៅទីនោះ គឺតែងតែជា ទីបញ្ចប់ និងការ ចាប់ផ្តើមដំបូង ខ្ញុំគិតថា ខ្ញុំបាន សមនឹងទទួលបាន មិនមែន សម្រាប់ អូសប្រមូលបង គឺសម្រាប់ អ្នកទាំងពីរ ដោយសារតែយើង ស្រឡាញ់និង ក៏បាន បដិសេធចោល អ្វីដែល គ្រាន់តែ ជាអ្វី ដែលត្រូវបាន កើតនិង មានការរីកចម្រើនដុះ អ្វីគ្រប់យ៉ាងដែល មួយ ថ្ងៃនិង មានការ បាត់ខ្លួន លើកទីពីរ គឺ ជាអ្វីគ្រប់យ៉ាង ដើម្បីឱ្យ បានកើតឡើង មិនត្រឹមតែប៉ុណ្ណោះ ដោយសារតែមួយ ចង់ ទៅរស់នៅ មួយថ្ងៃ និងពេល ផ្សេងទៀត ដោយគ្មាន ជាប់លាប់នោះ តែងតែ មានសារៈសំខាន់ណាស់ ត្រូវបានគេ ពេលដែល គេបាន បរាជ័យ ពេលវេលាមួយដែល ជា ហើយ លែង គ្រប់គ្រាន់ហើយ ពេលខ្លះជឿថា នឹងត្រូវបាន កើត ដូចដែលខ្ញុំបាន សម្លឹងមើល និងមិន ស្រមៃ គឺជា ការពិត នៅវ័យក្មេង ពីអ្វីដែល ជាការពិត គឺត្រូវបានបង្ហាញ នៅក្នុង ទង្វើ សកម្មភាពមួយ ដើម្បីទទួលបាននូវ បេះដូង គឺ ការតភ្ជាប់ គំនិត ដោយគ្មាន អ្វីទាំងអស់ បួនរណាម្នាក់ មិនបាននិយាយថា អ្វីដែលបានកើតឡើង ត្រូវបានគេ ភ័យខ្លាច អ្វីមួយទាំងអស់ ញ័រ នោះគឺ មិននៅក្នុង ឥតប្រយោជន៍ ដូច ដែលគាត់បាន កន្លងផុតទៅ ដែររបស់គាត់ ជាមួយនឹង ករមួយ នៅទីនោះ គឺតែងតែជា ផ្នែកខាង របស់រណាម្នាក់ ដោយសារតែ បន្ទាប់មក ត្រូវបាន មិនមែនដើម្បី និយាយថាមែន សូម្បីតែ គិតអំពីការ មិនមាន នេះគឺ មិនមែនជា ហេតុផល ទេប៉ុន្តែ បាទ វាមិនមែន តែងតែមាន ដូចនោះ ហើយមិនដែល ត្រូវបានគេ ចង់ប៉ុន្តែពេលខ្លះ ការធ្វើ ជា ប្រក្រតីទៅជា មិនមែនជា ការប្រយុទ្ធ ស្មោះត្រង់ មើលចុះ ចំពោះ សេរីភាពនៃ ទង្វើ មួយគឺ មិនពិត និងមិន មែន ដោយសារតែ ខ្ញុំមិន និងមិនមែន គ្រាន់តែចង់ រស់ ដោយសារតែខ្ញុំ មាន ហើយនៅពេលដែល ត្រូវបានគេគិត រួចហើយ នឹងត្រូវ បានអាន ដើម្បីពង្រីក និងសរសេរដេក ដូចដែល គាត់បានដើរ រត់ ឈរ គឺ ជាផ្លែឈើ ចាប់ផ្តើម នៃ ការគិត ដោយសេរីនិង ឆ្លាត គឺជាការ យល់ដឹងពី ចលនា ដើរ ហើយបានដើរ គ្រាន់តែ ដោយសារតែខ្ញុំ បានស្រឡាញ់ បើទោះជា មិនមែនសម្រាប់ សេចក្តីស្រឡាញ់ ពិភពលោកនេះ មិនជឿលើ អប្សិយជំនឿ ជឿលើ មនុស្សនិង ការបង្កើតថ្មី របស់គាត់ ជាសំណួរ សន្មត រូបភាពបំភាន់ ស្រមើលស្រមៃ គឺជាមួយនឹង អ៊ីយ៉ុង ឬ ប្រូតុង ដើម្បីបង្កើត គ្រាប់ ពន្លឺ និងថាមពល នេះមិន អាចត្រូវបាន គេមើលឃើញ នោះទេប៉ុន្តែ នឹង មិនមាន មគ្គុទេសក៍ ផលិត និងអាច ជាមនុស្ស នេះគឺ ដូច្នោះ ពាក្យជេរ ត្រូវបានគេ ស្រមៃ និងបង្កើត មានអារម្មណ៍ថា មិនមែនជា វិញ្ញាណទីប្រាំមួយ ដូចដែលវា ត្រូវបានគេហៅ ទេប៉ុន្តែវា ជាការ ពិតដែល បានកើតឡើង ដូច្នោះនៅពេលណា ដែលយើង ចង់បាន។

ប្រសិនបើយើង បានរស់នៅ ដោយ គ្រាដ៏ យ៉ាងខ្លី ថាគឺ ដ៏ក្សោះក្សាយ ឬក្តៅ ទោះបីជា គ្មានរណាម្នាក់ អាចនិយាយបានថា សេចក្តីស្រឡាញ់

នោះគឺជា ការឈឺចាប់ ដែល ឈឺ ស្រមៃ សេចក្តីស្រឡាញ់ដោយគ្មាន ការឈឺចាប់ គឺដើម្បី អ្វីដែល វាត្រូវការ ពន្លឺ ជាមួយនឹង ដង្ហើម ដុត យូរ ជាង ដែលអ្នក អាចនឹង ស្រមៃថា ការពិត គឺស្ថិតនៅក្នុងដោយក្តីស្រឡាញ់ និងការផ្តល់ ទោះបីជា រងទុក្ខវេទនា ដូចគ្នានេះ មិនបាន មើលឃើញ ប៉ុន្តែជាពិសេស មានអារម្មណ៍ថាមាន ការឈឺចាប់ និងការ ដាក់ ឱ្យស្រឡាញ់ សូម្បីតែមិន ដែលឃើញ ទេប៉ុន្តែ ចង់ ការពារពី ការឈឺ ស្នេហា របស់អ្នក បង្កើត ការការពារពី អារម្មណ៍ ក្តីស្រឡាញ់ ខុស ដោយសារតែ ពេលនោះមក បានមកពី ការឈឺចាប់ ក្នុង បេះដូង របស់អ្នកមើលទៅ មើលឃើញ សម្បទៅ ដែលខ្ញុំ គ្រាន់តែ កំពុង សម្លឹងរកមើលការ ស្រឡាញ់ គ្រាន់តែចុច **Key** ឆាមភ្នែក នៅក្នុងខ្យល់ ប្លុមខ្យល់ នេះ ទឹកភ្នែក រលក ដែលខ្ញុំ មើលឃើញ ឆ្ពោះជាមួយនឹង សែល ជំពប់ជើងដួល ក្នុង ផ្កាយ ស្រែកឡើង ដូច្នោះ គ្រាប់ធញ្ញជាតិ មតិព័ត៌មាន បេះដូង របស់ខ្ញុំ។

ប្រសិនបើខ្ញុំ ទទួលរង គឺ ដោយសារតែខ្ញុំ មិនបានឃើញ ឬពួកគេ មិនបាន យល់អំពីអ្វីដែល បានរស់ ញញឹម រីករាយ **sunflower** និង **embellishes** ជាមួយនឹង ផ្តើម ព្រះអាទិត្យ រំដោះ ខ្លួនអ្នកនិង បង្ហាញពី ភាពស្រស់ស្អាត របស់អ្នកដែល **choke** ថា ឆ្អុត ភ័យខ្លាច ទាំងអស់ មាន អ្វីមួយ ដែលត្រូវបាន ផ្លាស់ប្តូរ តិចតួច ខ្ញុំមិនបាន មើលឃើញដូចនេះ បានកើតឡើង គឺជា ទារុណកម្ម មួយសម្រាប់ ពេល ជាយូរមកហើយ ដូចដែល អាចប្រយោជន៍ការ ឱ្យប ឥឡូវ មិន សើច ដោយសារតែ នរណាម្នាក់ បានឃើញ បុរសម្នាក់ដែលបាន ស្នាក់ស្នើរ មួយយប់ៗខ្លះ តែប៉ុណ្ណោះ ដោយសារតែគាត់ មើលទៅ និងមានការ ចាកចេញពី គ្មាននរណាម្នាក់ បានកត់សម្គាល់ ដោយសារតែខ្ញុំ បានទទួលរង នៅសៀម ចំពោះ អ្វីដែល បានរស់នៅនិង បានទទួលរង ជាការ មានអារម្មណ៍ មួយយប់នោះ ខ្ញុំ បាន ត្រជាក់ ចុះ ត្រឡប់មកវិញ ជាមួយនឹង អ្វីគ្រប់យ៉ាង ផ្លូវ និង ឥតប្រយោជន៍នោះ អ្នកណាម្នាក់ បាន ដាច់ មួយ ដែលមិនធ្លាប់មាន ប៉ុន្តែជា នរណាម្នាក់ គឺជា រយៈពេលខ្លីនៅក្នុង ភ្នែករបស់អ្នក ឃើញ បានប្រព្រឹត្ត យ៉ាងច្បាស់ ប្រាកដ និងមាន ទុក្ខប្រយ ជំនាញ ឥឡូវនេះ ថាការ មិនច្បាស់លាស់ មិនមែន **Agias** អាយុ មិនត្រឹមត្រូវបន្ទាប់ មកខ្ញុំបាន មើលទៅលើ ពិដាន និងអ្វីគ្រប់យ៉ាង ហាក់ដូចជា បោះបង់ចោល ឱ ខ្ញុំ អើយ! មានការឈឺចាប់ ដែល មើលឃើញ សោកស្តាយ និងកាសែត ចង់ ឱ្យខ្ញុំ រុងរឿង នៅពេលដែល ខ្ញុំទៅ ជាន់ នេះ ដោយសារតែ វា បានធ្លាក់ ចុះ នៅក្នុង ការបន្តបន្ទួន ការ ទាំងអស់ដែល ត្រូវបាន នៅក្នុងការ មនុស្សជាតិ បំបិទមាត់ សំឡេង រំខាន នៃភាពស្ងៀមស្ងាត់ រំខាន ពីនរណាម្នាក់ ដែល មិនបាននិយាយ ដូច្នោះ ក្លាយជា សប្បាយរីករាយ ភ្ញាក់ឡើង មួយថ្ងៃ នៅពេលដែលគាត់ បានបាត់ ទៅខ្ញុំ បាននិយាយថា វាមិនមែនជា ក្តីអំណរដែល ខ្ញុំបានមានអារម្មណ៍ និងបាន ទាំងអស់នៅក្នុង មួយថ្ងៃ ធ្វើឱ្យប្រសើរឡើង នៅថ្ងៃស្អែក គឺជា អ្វីដែលលោក ចង់បាន ដោយសារតែ មានការ សោកស្តាយ នោះគឺ បុរសម្នាក់

នៅក្នុង **solitude** នៃសេចក្តីងងឹត ឈានដល់ ចេញមិន និយាយថាទេ បង វា នឹងមិន ទៅលេង អ្នកនៅក្នុង បេះដូង ប្រសិនបើវា គឺ គ្រាន់តែ ជាការ តែម្នាក់ឯង មាន ចិត្តមេត្តាករុណា គ្មាន

ដុំថ្ម ទាំងនេះ ដែលខ្ញុំបាន អង្គុយ សរសេរទៅកាន់អ្នក អំពីអ្វីដែល ខ្ញុំមិនដែល បំភ្លេចចោល ស្នាមញញឹម របស់អ្នក ក្រុមហ៊ុនរបស់អ្នក គឺជាអ្វីមួយ ដែលគាត់ តែងតែ មានអារម្មណ៍ថា នៅពេលដែល គាត់មានអាយុ តែម្នាក់ឯង ពីពេលមួយទៅ ពេលវេលានៃការ ដែលអ្នក គិត ថា បន្ទាប់ពីការ គ្រាន់តែ ចងចាំ និង មានអារម្មណ៍ថា អ្នកបាន ។

ពេលណា ក្តីសុបិន្ត ក្រោកឡើង ហើយមើលទៅ ខ្ញុំឱ្យ ផ្តល់ថាគឺ អ្នកនឹង នៅតែត្រូវបាន ជាការ ស្រមៃ ឬគិត ឬគ្រាន់តែ ធ្វើដំណើរ សុបិន្ត គ្មានអ្វីផ្លាស់ប្តូរ ដែលបាន កសាង អ្វីសោះ គឺជាការ យល់ឃើញ ខុសដូច្នោះ កម្រ សុបិន្ត គឺ ឱមានអារម្មណ៍តានតឹង ដើម្បីក្រោកឡើង និងអ្វីគ្រប់យ៉ាង នៅក្នុងការវា ដោយគ្មាន ការធ្វើវិសោធនកម្ម ទីបំផុត សុបិន្តឬមិន សុបិន្ត អ្វីគ្រប់យ៉ាងគឺ ស្មើគ្នា។

នៅក្នុងជីវិត មួយយប់ សោកស្តាយ និង ការ **misanthrope** ស្អាតស្ងៀមនិង **sullen** ណាស់ ស្អាត ប៉ុន្តែមិនមាន ផ្កាយមួយ ភ្លឺ ពន្លឺព្រះច័ន្ទ មួយដើម្បី បំភ្លឺ សូម្បីតែ បរិយាកាស ដ៏កាចសាហាវ យង់យង បំផុតនិង មានសេចក្តីសង្ឃឹម មួយ ដែលអាចជឿទុកចិត្ត ត្រូវបាន នរណាម្នាក់ ដែលថា ហេតុតែចូលចិត្ត យើងហើយ ទាញឡើងលើ មិត្តភក្តិមួយ ដៃគូ ពិត សូម្បីតែនៅពេលណាមួយ វាត្រូវបាន នរណាម្នាក់ ចុងក្រោយ ដែល មើល យើងដោយ ព្រលើយកណ្តើយ ដោយមិនមាន ជំនឿ មិនបាន មើលទៅ ដោយសេចក្តីស្រឡាញ់ ដាក់ទោស ឱ្យយើង ឈឺចាប់ មិនជឿ ដូចម្តេចបាន ក្នុង ការក្លាយជា មិត្តភក្តិនិង កំពុងសម្លឹងរកមើល សម្រាប់តែ ផ្តិត របស់អ្នកក៏ មានអារម្មណ៍ថាមាន ភាពខុសគ្នា ដែលគាត់ ធ្លាប់ បាន នៃការ ដែលជា មិត្តភក្តិកិត្តិ និងមានអារម្មណ៍ ជំនឿ នៃសេចក្តីស្រឡាញ់ សូម្បីតែនៅក្នុង ការឈឺចាប់ នៃពេលវេលា ដែល មនុស្សម្នាក់ នៅថ្ងៃមួយ នឹងត្រូវបាន គ្មាននរណាម្នាក់ អាចប្រាប់ បានប្រសិនបើ វាត្រូវបាន បានឱ្យដឹងថា ដោយមិនដឹង ដោយសារតែ បុរសនោះ តែងតែ ធ្វើឱ្យ អ្វីផ្សេងទៀត កើតឡើង ត្រូវបាន ចាក់បូស នៅក្នុងរឿង នៃជីវិត របស់ពួកគេ ពីពេល នៃកំណើតរីកលូតលាស់ឡើងនិង អ្វីគ្រប់យ៉ាងដែល បុរសម្នាក់ បានស្តាប់ នៅទីបំផុត បានធ្វើ នរណាម្នាក់ បានដឹងថា ការមើលជាមុន និងមិន ដឹងថា ហេតុអ្វីបានជា គាត់បានធ្វើ នោះគឺជា បុរសម្នាក់និង ជា របស់គាត់។

ខ្ញុំបានឃើញ អ្វីមួយ នៅក្នុងភ្នែក របស់អ្នក ភ្លឺ ម្នាក់ បានធ្វើ គន្លឹះ គឺ ខ្លាំងនិង បាន បណ្តាល ឱ្យស្រឡាញ់ ខ្ញុំមើល ម្តងទៀត បានបន្ត ពន្លឺ រូបរាង នេះត្រូវបានគេ ឱ្យខ្ញុំ យកឈ្មោះ ភ្លឺ ដូចជា តារា ថាមពល និងរឹងមាំ ចាប់ភ្នែក របស់ខ្ញុំ គឺជា អារម្មណ៍ ដ៏ស្រស់ស្អាត នេះចំណង់ចំណូលចិត្ត នៅពេលដែលអ្នក មើលឃើញ កន្លែងដែលខ្ញុំ ចង់ ក្លាយជា ចង់ឱ្យអ្នក ទៅជាមួយខ្ញុំបាន តាមរឿង ដូចគ្នានេះដែរ វាត្រូវបានសរសេរ ក្នុងសៀវភៅ ដែលមាន ស្នាដៃ យំ នៅលើ នរណាម្នាក់ ចង់មាន ជានិច្ច នេះហើយ ដែលខ្ញុំ តែងតែ មានបំណងចង់ កន្លែង ដែលយើងនឹង ទទួលបានដ៏ជ័យជម្នះ ជាមួយនឹង ពន្លឺ ព្រះច័ន្ទ និងផ្កាយ ដូចគ្នានេះ របស់យើង តែងតែ ភ្លឺ ថា។

ខ្ញុំមិនយល់ ឬមិន យល់ ដូច្នោះ សូម្បីតែគ្រាន់តែ មិនដឹងថា ការយល់ដឹង គ្រប់គ្រាន់ក្នុងការ ដឹង ដើម្បីឱ្យដឹង ដូច្នោះ មែន អាច អះអាងថា ត្រូវបាន គេ ជូនដំណឹង នៃព្រឹត្តិការណ៍ នេះគឺ ហួសពី អ្វីដែល បានកើតឡើង គ្រាន់តែ ចង់ដឹងថា ជាកន្លែងដែលវា បានចាប់ផ្តើម ហើយបានបញ្ចប់ នៅទីបំផុត ចង់ឱ្យអ្នកដឹង ថាទោះបីជា អ្វីគ្រប់យ៉ាងដែល អាចកើតឡើង ដែលចុងបញ្ចប់ មិនអាច ទស្សន៍ទាយ ថាខ្ញុំ នឹងមិនឆ្កោច អ្នកហើយ អ្នកអាច រាប់ តែងតែនៅលើ សេចក្តីស្រឡាញ់របស់យើង នៅក្នុងស្ថានភាព ណាមួយ ទេពិព្រោះវា មិនមែនជា ចំណង់ចំណូលចិត្ត តែមួយគត់ដែល ខ្ញុំបានមើល ក្នុងទី ងងឹត ដែលខ្ញុំបានឃើញ ក្នុងជម្រាប យប់ វាគឺជា ពេលវេលាដើម្បី សម្រាក បង្កើន តម្រូវ តាមវិទ្យុ និងអនុញ្ញាត ឱ្យខ្ញុំ ដឹកនាំយប់នេះ គឺជាដៃគូ អាចចែករំលែក អារម្មណ៍ រលីប បំផុត ដោយសារតែ នាងបាន រក្សា អាទិកំបាំង និង ដូច ទៅនឹង ហៅវា យប់ ស្អាត វាតែងតែ មានត្រចៀក ល្អប៉ុន្តែ បាននិយាយថា បើទោះបីជា តិចតួច សហការគ្នា ជានិច្ចហើយ ដូច្នោះខ្ញុំ សប្បាយចិត្ត។

តើធ្វើដូចម្តេច ដើម្បីរស់ អ្នកទោស នៃ ពិភពលោកទាំងមូល **whiff** នៃសេរីភាព មួយដើម្បី បំបាត់ ការចប់បាត់ ដែលថា អារម្មណ៍នៃ ការដាក់ ពន្ធនាគារ បង្កើន សរសៃប្រសាទ រុំល ព្រិចភ្នែក ដោយមិនមាន អ្នកផ្សេងទៀត ទៅមើល ឃើញ ចំណង ដែលត្រូវបាន ចេញផ្សាយនៅក្នុង យើងថា ចូរស្រាយ ចង់ មានសេរីភាព និងធម្មជាតិ ទៅជាអ្វី បាណាល់ ច្រើនទៀតឬ សិចស៊ី ឬខ្ញុំ នឹកគិតអំពី របៀបដែលវាធ្វើការ គឺដើម្បី សរសេរនិង មានអ្វី ស្រមៃ របស់ខ្ញុំ និង តំណាងឱ្យ ការ ពាក្យជេរ ឈរ អារម្មណ៍ និងការ មើលឃើញ អ្វីគ្រប់យ៉ាង ដែល ខ្ញុំសរសេរ បានឆ្លងកាត់ ចិត្ត ដែលគាត់ រីករាយ សង្ឃឹមថាអ្នក ឱ្យអាន ផងដែរ។

នេះជា ទីតាំង ទោល បុគ្គលនិង **aimlessly** អារម្មណ៍ភាន់ភាំង នេះដែល ជំរុញឱ្យ យើងទៅ ក្នុង **oblivion** ក្នុងការ ខាតបង់ សរុបនៃការ មានអារម្មណ៍ថា ការជម្រុញ ការ ដកដង្ហើម ជឿថានេះ គឺជាអ្វី មួយដែល ប្រឈមមុខនឹងការ រស់នៅ ខណៈដែល ការមើល ជា

ផ្សេង បារី បានពង្រីក មួយ ដង្ហើម វែង បន្ទាប់ពី ភ្នែក ដង្ហើម ផ្សេងទៀតមើល នាទី ឆ្លងកាត់ ការ រលាក បារី យឺត សម្រាប់អ្វី ដែលខ្ញុំបាន ស្នែង រក គតលប់ឈរ ពីតឡូវ ដង្ហើម មួយទៀត ពាក្យមួយ មុនពេលដែល ឆ្លងកាត់ ក្តីសង្ឃឹម ពេលដែល ការញៀន នេះ បាត់ទៅវិញ មួយថ្ងៃ វាបាន កើតឡើង ឆ្លងកាត់ ការខិតខំប្រឹងប្រែង តស៊ូ មុននឹង ផ្តោលយីដែល គរិយាបទ ជាវិជ្ជមាន គឺអ្វីមួយ ល្អឬ សូម្បីតែ ដើម ពិសេស នឹងត្រូវបាន ប្រសិន បើពួកគេ កើតឡើងពី ធម្មជាតិនៃ ការ និង ចង់ក្លាយជា ល្អប្រសើរជាងមុន និងច្រើន ជាងនេះ ! អ្នកឈ្នះ ហើយទីបំផុត ច្រើនក្តី ដ៏យជំនះ ព្រឹក នៅ យប់ ស្ងាត់ ទាំងអស់នៅក្នុង ដៃ របស់ខ្ញុំដោយគ្មាន ផលនេសាទ មួយដែល ទាំងអស់សម្រាប់ ការបំភាន់ ដោយមាន លក្ខខណ្ឌ ដូចខាងក្រោម នេះ ដើម្បីឱ្យមាន ការសប្បាយរីករាយ ឬការ សប្បាយរីករាយ យ៉ាងខ្លាំង ដោយសារតែ ចង់បាន

និងជា ផ្នែកមួយនៃ របៀបដែលយើង មានអារម្មណ៍ថាមាន អ្វីដែល សព្វថ្ងៃនេះ នៅថ្ងៃ century'm ណាមួយ predisposed ទៅរកសុភមង្គល ក្នុងការរស់ ខ្ញុំមិនបាន រស់នៅ ដើម្បីស្តាប់ នូវអ្វីដែល ខ្ញុំបានឮ និងមិនមែន ជាកន្លែងដែល ខ្ញុំមិនបាន ផងដែរ បានចាប់កំណើត ក្នុងការរស់នៅ ធ្វើ ធម្មតា ចូលទៅក្នុង អ្វីមួយដែល មិនធម្មតា ច្របល់ រួចទៅហើយ នេះមានវត្តមាននៅក្នុង អ្វី សន្តប់ ដែលយើង មិនចាំ ខ្ញុំនឹង ទៅមុខ បានច្បាស់ យល់ដឹងអំពី អ្វីដែល ខ្ញុំធ្វើ រាល់ថ្ងៃ តែងតែ រស់នៅជាមួយ ការជឿ អ្វីទាំងអស់ ដែលយើង ស្រមៃ គឺ ជា សមិទ្ធិផល ដ៏ពិតប្រាកដ ប្រសិនបើយើង មាន ខ្ញុំបម្រើរបស់ អនុប្រធាន មួយចំនួនឬ គុណធម៌ ណាមួយដែល អាច ជុំវិញ វាមិន ទុកវាលោត រត់ រុយ ក្នុងការ ស្រមៃស្រមៃ ពី អារម្មណ៍ ដែល ធ្វើឱ្យ បេះដូង ផោន សម្រាប់ នៅពេលដែល ឈានដល់ សេរីភាព ចុងក្រោយ របស់មនុស្ស ដែលមិន វិនិច្ឆ័យដោយ សកម្មភាពរបស់ពួកគេ ត្រូវបាន គឺត្រូវ រស់នៅ ដោយឥតគិតថ្លៃ ។

ថ្ងៃមួយ ត្រូវបានគេនឹង បានឆាប់រហ័ស ផងដែរ បានគ្រប់គ្រងដើម្បី បាត់បង់ មកខ្ញុំ បានឈរ ត្រឡប់មកវិញ ក្នុងពេលឆាប់ បានបន្ត ជាមួយនឹង ដង្ហើម នៃ ការពិនិត្យ និងការ ទំនុកចិត្ត នៃការ ស្ទុះដើមឡើងវិញ ហើយ ទទួល រស់នៅ ដូចជាប្រសិនបើ មានការ បាញ់ មួយទៀត បានយក ជំហាន យី តប៉ុន្តែមានស្ថិរភាព និង ប្រាកដថា បានវិលត្រឡប់ ទៅកាន់ ការប្រណាំង craziest នេះ នៃពិភពលោកការប្រណាំង ត្រូវបានគេហៅថា ជីវិត សម្រាប់នាង ដែលខ្ញុំ បានជួបការលំបាក និងការ ឈានដល់ គោលដៅ នៃការ សប្បាយរីករាយ ដែលនឹងត្រូវ បានដាក់ ផងដែរនៅក្នុង ការរត់ នេះ . . . តាមរយៈការ តស៊ូ តែម្នាក់ឯងគឺ សេរីភាព ចាំបាច់ ហើយនេះគឺជា ប្លន់ស្រី របស់ ភាពឯកោ ផងដែរ តែងតែ បានគូសបញ្ជាក់ ចាកចេញ តែមួយ ជាលើកដំបូង ហើយជាចុងក្រោយ អ្នកអាច បានតែ ដោយខ្លួនឯង ជាលើកដំបូងនិង ចុងក្រោយ រត់ តែម្នាក់ឯង នៅពេល នេះគឺជា ស្មារតី ប្រយុទ្ធគ្នា ប៉ុន្តែយើងមិន នៅតែម្នាក់ឯង មានជីវិត ទៅមុខ ហើយនោះ ត្រូវបានរត់ ទៅរស់នៅ និងអាចមាន ដំបូងនិងចុងក្រោយ នេះ នៅពេលដែល យើង កំពុងចាប់ផ្តើម វដ្ត គឺជាការ ធម្មតាដែលចេញ នៅចុងក្រោយ ប៉ុន្តែមាន ពិន្ទុ ដែលជាកន្លែង ដែលយើងត្រូវ ការឈ្នះ ជាដូច្នោះ ជីវិត ដំបូង នៅក្នុង កន្លែងមួយទៅកន្លែង និងចុងក្រោយ មួយផ្សេងទៀត ប៉ុន្តែមិន បញ្ឈប់ ដូច្នោះ រត់ ទៅនៅក្នុង ការប្រណាំង នៃជីវិត យើងតែងតែ ឈ្នះ និង នៅពេល ដូចគ្នានេះដែរ ដែលត្រូវបាត់បង់ ហើយនោះជា អ្វីដែលបាន ប្រយុទ្ធនិង ទទួលបានជោគជ័យ នៅក្នុងជីវិត !

Powered by កម្សាន្ត រំពឹងគិត , equacionei ហើយទីបំផុត បានយក សកម្មភាព គណបក្ស មួយនៅលើ បុរសម្នាក់ដែល បានក្លាយទៅជា មិនសប្បាយចិត្ត អន្ទះអន្ទែង ពេល រស់នៅ មិនមែនគ្រាន់តែ នៅពេលដែល ពុំអាចទទួល នៅស្ងៀម គឺជាការចាំបាច់ ដើម្បី រកមើល សុភមង្គល ដែលបានមក ពីក្នុង ដោយសារតែយើង ស្វែងរក អ្វីមួយ អន្ទះសា ពីខាងក្រៅផងដែរ ការព្រួយបារម្ភ នេះ ធ្វើឱ្យយើង សោកស្តាយ ស៊ូទ្រាំនឹង ភាពឯកោ និងត្រូវបាន បញ្ឈប់ការ ពង្រឹងយើង ត្រូវបានសម្រេច ថាយើង រស់នៅជាមួយ ខ្លួនយើង បានឈានដល់ ការ ពេញ សប្បាយរីករាយ មួយដែល ស្វែងរក អ្វីឡើយ ដោយសារតែវា ត្រូវបានរកឃើញ មិនបាន គិតថា វាជាមួយនឹង វិធី autistic នៃជីវិត នោះទេប៉ុន្តែ

សុភមង្គល ដ៏អស្ចារ្យបំផុតក្នុងខ្លួនយើង ។

6tar នៅទីនោះ ... 6tar មាននៅពេលដែល មិនសូវ ... 6tar នៅពេលដែល មាន តម្រូវការក្នុងការ ... 6tar មិនមាន នៅពេលដែលអ្នក ចង់បាន ... 6tar ទីនោះ សូម្បីតែប្រសិនបើ មិនបាន ... 6tar នៅទីនោះ នៅពេលដែលខ្ញុំ មិនមានអារម្មណ៍ ... 6tar មាននៅពេលដែល ខ្ញុំមកអណ្តាតភ្លើង ... 6tar មាននៅពេលដែល អ្នកគិត ពីខ្ញុំ ... មាន អ្វីដែល ភ្ជាប់មក 6tar គាំទ្រ ... 6tar នៅទីនោះ នៅពេលដែលអ្នក ស្រមៃ ... ទោះបីជា មានការ 6tar មិនចង់ ... 6tar ដោយសារតែមាន គ្រាន់តែ បាទ ... 6tar មាននៅពេលដែល ខ្ញុំមកសេចក្តីស្រឡាញ់ ... 6tar នៅទីនោះ ដោយសារតែអ្នក មាន ... 6tar នៅទីនោះ ព្រោះអ្នក សុចិន្ត ជាមួយខ្ញុំ ... 6tar នៅទីនោះ ត្រូវបាន នៅទីនេះ ... 6tar តែងតែ នៅទីនោះ ... អ្វីដែលខ្ញុំ គិតថា 6tar នៅទីនោះ ...

ប្រសិនបើអ្នក មិនធ្លាប់ បានឃើញ អ្នកហើយ និយាយថាវា មើលទៅ ក្មេងស្រី ក្មេងស្រី គួរឱ្យចាប់អារម្មណ៍ , អ្នក មាន អ្វីមួយនៅក្នុង រូបរាង ភ្នំ ញញឹម រីករាយនិង ថាមពល ត្រូវបាន ស្រ្តីម្នាក់ សម្រាប់អ្នកដែលចង់ យុគសម័យ ដ៏ស្រស់ស្អាតនិង ត្រេកត្រអាល ដូចដែល ក្រោង ឱ្យខ្ញុំ និងមិនធ្លាប់ គ្រាន់តែ ចង់ មានអារម្មណ៍ ដូច្នោះ **gostas-** មួយអ្នក មន្តអាគម ? វាគឺជាថ្ងៃ ទៅមួយថ្ងៃ របស់ខ្ញុំ។

ថ្ងៃមួយ ខ្ញុំគិតថា ទាំងអស់ដែល គ្រាន់តែ ដោយសារតែវា គឺជាការ មិនបាន ដឹងថាអ្វីដែល ខ្ញុំនឹងនិយាយ ហើយបន្ទាប់មក សរសេរ គឺមាន ការខុសគ្នា គឺមាន ការភ័យខ្លាច សូម្បីតែថា សុចិន្ត នៃការ ហើយមិនដឹងថា តើមានអ្វី នឹង កើតឡើង ខ្ញុំបានព្យាយាម ដើម្បីពិពណ៌នា នូវអ្វីដែល មិនធ្លាប់មាន និងអាច មើលឃើញ នៅទីនេះ បានបញ្ចប់ ដំណើរទស្សនកិច្ច មួយ នៅលើ ពិភពលោកភាពស្ងៀមស្ងាត់ ដែល កើតមាន ហើយ ថានរណាម្នាក់ បានទទួលរង គិតថា នរណាម្នាក់ គួរតែធ្វើ គ្រាន់តែដើម្បី ធ្វើអ្វីដែល អ្នកដទៃទៀត មិន ខ្វះ ភាពក្លាហាន មិន ធ្វើសកម្មភាព ទេប៉ុន្តែពួកគេ ដឹងអំពីរបៀប ដើម្បីមិនអីពើ សុខុមាលភាព របស់ មនុស្សម្នាក់ដែលមិន ដឹងពីរបៀប ដើម្បីទៅមើល និងមើលឃើញ បានឈប់ ហើយគិត ! លុប បាវី , ការ ប៉ះទង្គិចគ្នា បានចាប់ផ្តើម ដូចជា ការព្យាបាល ជាបំណងប្រាថ្នា ដែលនៅសល់។

ខ្ញុំនឹង សរសេរទៅ **exorcise** និងបង្កើត ។ ពួកគេបាន ចំណាយពេល ពីរនាទី ចាប់ផ្តើម ការពិត នៃការ សរសេរ និងមាន អ្វីផ្សេងទៀត ដែលអ្នកមាន អ្នកមិន ។ ខ្ញុំមានអារម្មណ៍ ថាខ្ញុំ មិនអាច នៅលើ ដៃផ្សេងទៀតដែល មានអារម្មណ៍ថា អ្នកចម្បាំង ដែលមាន **truest** , ដ៏ យធម្មៈ នេះ។ តើ **16** នាទីពី ការ លុប បាវី មួយ ដុះ បំណងប្រាថ្នាដើម្បី **relight** វា។ អ្វីគ្រប់យ៉ាងទៅ នៅពេលដែលអ្នក មានអារម្មណ៍ ថាមាន អ្វីដែលកំពុង កើតឡើង។

ខ្ញុំកំពុង គិត ដូច្នោះអ្នក នឹងត្រូវតែ រង់ចាំ។ ភាពទន់ខ្សោយនៃ បំណងចង់ ជម្រុញ ដើម្បីឈ្នះ អ្វីគ្រប់យ៉ាងនឹង មកជា ពេលថ្ងៃលិច នោះ។ មាននៅក្នុង ការទំនាក់ទំនង ថេរ ជាមួយនឹងបំណងប្រាថ្នា ។ ខ្ញុំគិតថា ពាក់កណ្តាល ម៉ោង បន្ទាប់ពីពេលវេលា ចុងក្រោយដែល ខ្ញុំមើលឃើញ ខ្លួនខ្ញុំហើយ ខ្ញុំមានអារម្មណ៍ថា នៅពេលដែលគាត់ បានវាដាច់ ពេលវេលា។ ការធ្វើដំណើរ នៅក្នុង វិនាទី នៅក្នុងនាទី គឺដូច រ៉ឺក្រុត ដើម្បីអបអរ ជាមុន រៀងរាល់។ ខ្ញុំមានអារម្មណ៍ បន្តិច គិត ពីរបៀបដែល ខ្ញុំនឹង ឈានទៅដល់ មុន នេះ។ មានការ បរាជ័យ មួយ គឺដោយសារមាន បាវី ចូលដំណើរការ ។ **35** នាទី ឃើ

ញ អំពើ ដែលខ្ញុំចង់ បោះបង់ ។

មិនត្រូវបាន គិត បាន សម្តែង របៀប មេកានិចនិង នីតិវិធី ។

ខ្ញុំមាន ការចូលដំណើរការ ក្នុងអំឡុងពេល ដំណើរការ នៃការ ផុតពូជនៃ ស្ថានភាពនេះ មួយ នេះ។

Recoloco ឱ្យខ្ញុំ មួយព្រិចភ្នែក បង្កើត ព្រមគ្នានិងគ្រប់ទីកន្លែង ។ពាក្យ ប្រយោគ មួយនឹង សកម្មភាពនិង ការតភ្ជាប់។ខ្ញុំបានឮ តាមវិទ្យុ

ថា គម្រោងនេះ អាចនឹង បោះបង់ នោះ ខ្ញុំគិត និងមានអារម្មណ៍ ជាមួយនឹង ភាគខាងជើង មួយ។**45** នាទី បន្ថែមទៀតនិង មើល បារី មួយផ្សេងទៀត ដែលខ្ញុំគិតថា ជាការពិតណាស់ !ទាំងអស់ប៉ុន្តែ ស្ទើរតែទាំងអស់ ធ្វើឱ្យខ្ញុំ គិត ហើយចោយើង ត្រូវតែ ប្រឈមមុខ ។

វាជា ម៉ោង ជាមួយនឹង លទ្ធផលនៃការ **20** ឆ្នាំ **30** ខ្ញុំមាន មួយ។

យើងរស់នៅ **66%** នៃជីវិត គិតអំពី ការ **100%** ថា **33%** អាចផ្តល់ឱ្យ យើង។ត្រូវបានគេ ស្មុគស្មាញ នោះទេប៉ុន្តែ បានពន្យល់។

ប្រសិនបើខ្ញុំ ពិតជាមានការ ប្រយុទ្ធនិង មហិច្ឆតា ដើម្បីសិក្សាពី មធ្យោបាយ ដើម្បីធ្វើសកម្មភាព

មិនមាន ភាពងាយស្រួល មិនពិបាក ក្នុងការ ត្រឡប់ទៅ ការជក់បារី ជា " គ្រាន់តែ " បារី ។លេចឡើង នៅក្នុងពេល ជាមួយ និងធ្វើតាម ផ្លូវដែលមិន គម្រោង មួយ។

ជាការពិតណាស់ , ខ្ញុំ ជក់បារី នៅលើ ស្ថានភាពនេះ។ធម្មជាតិ របស់ខ្ញុំ បាន មាន ភាពបរិសុទ្ធ ។

ពួកគេបាន ចំណាយពេល ពីរម៉ោង **03** នាទីនិងបន្ទាប់មក បានគិត **esfumacei** ។

អ្នកនឹង លេចឡើង ជាអ្វី នឹង **sortir** ។ខ្ញុំចាប់ផ្តើម ញញឹម គិត ថាអ្វីដែល នឹង ទទួលបាន។

ងាយស្រួលបំផុត គឺដើម្បី ផ្តល់ឱ្យឡើង នោះទេប៉ុន្តែខ្ញុំ នឹង ទទួល ។

ពង្រឹងនិង គិតថា មានតែ និយាយថាខ្ញុំ បានឈ្នះ ។

អ្វីមួយដែល ខុសពីធម្មជាតិ គឺមាន លក្ខណៈមិនប្រក្រតី ។ដូចដែលខ្ញុំបាន ឆ្លុះបញ្ចាំង ជា ប្រភេទ ដ៏ល្អបំផុត គឺត្រូវ ធ្វើពុត ដេក។

ឆន្ទៈ នេះគឺដើម្បី មក ទេតែខ្ញុំ នឹងមិនរត់ ទៅឆ្ងាយ។ខ្ញុំជា ពន្លឺ ទេប៉ុន្តែ ថាមពល មិនដែល នឹក ។

ខ្ញុំមានអារម្មណ៍ថា អំណាច ឆន្ទៈ មួយដែល មិន គ្របបាំងនាង ខ្ញុំ។ខ្ញុំនឹង ផ្លាស់ប្តូរ នេះនឹងមិន ស្នាក់ស្ទើរក្នុងការ ផ្លាស់ប្តូរ អ្វីទាំងអស់។

ហើយខ្ញុំ នឹងដឹង ដោយសារតែខ្ញុំ នឹង។

មួយ ស្ងប់ស្ងាត់និង បាណាល់ បារី បន្តិច ស្នាក់ស្នើរ ជាង វិមាន ។

នៅពេលដែល ថ្ងៃមួយ សតវរមបេ មួយ **come'll** សុំឱ្យអ្នក នាំយក មកវិញ អ្នកមាន អ្វីដែល មិន ចង់ នៅពេលដែល គ្មានអ្វី ទាំងអស់ ដែល បានបាត់បង់ ដូចដែលខ្ញុំ នឹងធ្វើ ដោយគ្មានអ្នក ជាប់ពាក់ព័ន្ធនឹង ការពិពណ៌នា ដែល ចំណង់ចំណូលចិត្ត មាន សេចក្តីស្រឡាញ់ ដ៏ធំ ហើយតែ ងតែ គិតពី បទពិសោធន៍ នៅពេលដែល អ្នក តាម ដែលខ្ញុំបានបាត់បង់ នៅទីនេះអ្នក នៅទីនោះ ដូចដែល ខ្ញុំចង់ធ្វើជា ភ្នំភ្លើង មួយដែល ចង់ ឱ្យ បេះដូងរបស់អ្នក ថា ក្តីស្រឡាញ់របស់ យក្ស តែងតែ ជោគជ័យ នៅកន្លែងណា ដែលខ្ញុំ មានអារម្មណ៍ថាមាន បំណងធំធេង មកពី ពិភពលោក របស់ ខ្ញុំ អ្នកតែងតែ ចង់បាន ជាពិសេស នៅពេលដែលអ្នក សើច រូបរាង នៃសុភមង្គល គឺខ្លាំងជាង ទាំងអស់ អគ្គិសនី ដែលតាមរយៈនេះ ទាំងអស់ នាពេលបច្ចុប្បន្ន ដែលបាន កាត់បន្ថយ យើងនិងមិនដែល បំបែក ពួកយើង មិនដែលមាន គោលបំណង មួយនៃ ការជួប **fortuitous** ដែល ស្រមៃ ស្គាន លើ ទន្លេ ដែលជាកន្លែងដែល ចិញ្ចឹមផ្លូវ នីយ រួចទៅហើយ គ្មានអ្វីដែល បានឃើញ តួលេខនិង រត់ កប់ពាក្យ ផ្អែម ដែលខ្ញុំ បានអា នៅក្នុង ក្រដាស ដូច អក្សរ ទឹកយ៉ូ មិនត្រូវបាន **bullshit** មានអត្ថន័យ និងត្រូវបានគេ កប់នៅក្នុង អ្វីមួយដែល កន្លងមកនេះ ថា ខ្យល់ បាន បក់ និងគិត មុខ ដែល លាបពណ៌ ជាមួយនឹង ជក់មួយ ក្នុងក្របខ័ណ្ឌ **unloved** ដែលអ្នក ជាផ្នែកមួយ នៃសិល្បៈ ដែលជាលទ្ធផល ត្រូវបានគេ លាបពណ៌ នៅលើអេក្រង់ ជាដូចជា មានអាយុ វា។

តួលេខនេះ

រត់គេច រត់ ប៉ុន្តែគាត់បាន ចាប់ ខ្ញុំហើយ ទាញ ខ្ញុំហើយនាំខ្ញុំ ជាមួយគាត់។

បណ្តាសា តួលេខ ដែលយើង មើលមិនឃើញ នោះទេប៉ុន្តែថា បន្តពូជ ។គាត់ជា រូបរាង មើលមិនស្គាល់ មួយនៃ បទពិសោធន៍ រូបរាង ទេពអប្សរ ដូចៗអ្វីទាំង តួលេខនេះ ៖ អ្នកគឺជាអ្នក ភ័យខ្លាច មនុស្ស មុខ ទេ !

បាទ - ខ្ញុំ បានឆ្លើយតប ដោយមាន ការភ័យខ្លាច មួយចំនួន។ភ័យខ្លាច មិនមែនដោយសារ តែខ្ញុំ មាននៅក្នុង វត្តមាននៃ ពន្លឺ។

ខ្ញុំបាននិយាយ អំពី ពន្លឺនិង ថាមពល ប៉ុន្តែមិនដែល របស់បុរសម្នាក់ ដែលមាន មុខ ហាក់ដូចជា ដឹង និង **voluptuous** និងរត់ ភៀសខ្លួន ដោយគ្មាន ការសម្រេចបាននូវ រាងកាយ របស់អ្នក។

តួលេខនេះ គឺ ការ នៃភាពងងឹត ដែលមិនអាច រស់នៅដោយគ្មាន ពន្លឺ ។ចម្លែក គឺមាន ស្រមោល ដែលលាក់បាំង អ្នកនៅក្នុង ភាពងងឹត និង ភាពស្ងៀមស្ងាត់ មួយ។ប៉ុន្តែការ កើនឡើង នៃពន្លឺ ហើយជាមួយនឹង ថា **ostentatious** ម្នាក់ **faceless** ខ្មៅ ។ខ្ញុំបាន ឡើងទៅ ស្ថានបរមសុខ * ពង្រីក ជាមួយនឹង ការកាត់ការ មើល និងពន្លឺ **metamorphic** របស់អ្នក។នៅតាមបណ្តោយ មេឃ ទន្លេ ដែលជា នរណាម្នាក់ ទន្លេ ជាមួយនឹង ខ្យល់ ស៊ុលតង់ នៃ **despondency** និងឆ្លើយតប ជាមួយនឹង ល្បឿននៃ មេឃ ពណ៌ខ្មៅ និង **densifico** ខ្ញុំដើម្បី ទម្លាក់ គ្រឹះស្ថាន និងភ្លៀង **edgy** ។ប៉ុន្តែសម្រាប់ បុរសម្នាក់ ដែលមានទឹក មុខ ទេ **pierces** រាងកាយ របស់ខ្ញុំនិង **gabardine** ដ៏ធំ របស់ខ្ញុំ មិនបាន ត្រាំ វា។ ត្រូវបានធ្វើឡើង នៃស្រមោល ។តួលេខ ទាំងនេះ ត្រូវបាន បង្កើត

តឡើង ស្រមើលស្រមៃ ដោយ ខ្ញុំទៅ យប់ ស្លាប់ បរទាញ អៀសខ្លួន ចេញពី ភាពងងឹត ហើយតម្រូវ ពន្លឺ។

ខ្ញុំមាន មិត្តភក្តិរបស់ ស្រមោល សំណាងអាក្រក់ មួយ។

ការអាក្រក់ ទាំងអស់គឺ មិនមាន គួរលេខ នេះ។

វាជា រូបរាង បាត់ខ្លួន មួយ។

យំ ជាទម្រង់មួយនៃ ការមានអារម្មណ៍រីករាយ ពេញមួយជីវិត នេះកើតចេញ ពី ព្រលឹង ល្អក់ នេះ

អារម្មណ៍ នៃការការពារ ដល់អ្នកដទៃ និងព្រលឹង ភ្នាក់ផ្អែមនេះ គួរឱ្យភ័យខ្លាច។

តើអ្វីដែល កើនឡើង ក៏មិន ធ្លាក់ ប៉ុន្តែតែងតែ កើនឡើងដល់ លាមក គ្រោងការក្បត់ នេះ។

អ្វីដែលអ្នកឃើញ គឺពិតជាមាន កម្រិតខ្ពស់ ហើយមិនមែនជា ការដួលរលំនៃ ច្រាំងថ្មចោទ នោះទេ។

នៅថ្ងៃទី ខ្ពស់ នៃរលកដែល ជាកន្លែងដែល ការកុហក ពណ៌បែតងនិង ពណ៌ខៀវ បន្ថយ ។

កើនឡើង ប្រុងប្រយ័ត្ន ពណ៌ក្រហម ដែលជា គោលការណ៍ របស់អ្នកដទៃ។

ងងឹត អាប័រ , មិនបានការ មិនមែនតែងតែ មានវត្តមាន វាជាការ ពង្រឹង ភាពអស់សង្ឃឹម នៃការ រៀបចំ និង ស្ងៀមស្ងាត់ នោះ។

នៅក្នុងពាក្យ នេះ សំដៅទៅលើការ ជួប វេទមន្ត ជំនឿអរូបី ដែល ជាប់ពាក់ព័ន្ធនឹង ចំណង់ចំណូលចិត្ត ។

បើគ្មាន ការចាប់ មួយ លិខិត ដោយលិខិត កសាង ជញ្ជាំង អក្សរសាស្ត្រ នៃពាក្យ មកជា ការពិត មួយដែល ជៀសមិនរួច ... ដែលជាកន្លែងដែល ល ហូរ សរសេរនិង ទឹកភ្នែក របស់ រីករាយ ពុំអាចបំបែកបាន ដែលមាន ការ មិនជំទាស់ នោះទេប៉ុន្តែ វាជាការ ក្លាយជា រស់រវើកឡើងវិញ ហើយ ហាក់ដូចជា ដោយសារតែមាន ការសម្រាកមួយទឹកកក មហាសមុទ្រអង់តាក់ទិក ដែល repels វេទមន្ត របស់ខ្លួន ក្នុងការធ្វើជា ក្នុងចំណោម មនុស្ស ដ៏អស្ចារ្យ ហើយថា របៀបដែល រលាយ ចូលទៅក្នុង ភ្លើង ឆេះ ចង់ អាន បានប្រកាស ជាយូរមកហើយ ។គាត់បានសរសេរ និងបកប្រែ ព្រលឹង ព្រះយេស៊ូវគ្រីស្ទ របស់ម៉ាស៊ីន បង្កើតក្នុងចំណោម បន្ទាត់និង ពាក្យ នៅទីនេះ គឺជាអ្វី មួយគិត និងមតិ ផ្សេងទៀត។

វិលមុខហើយ

ការចាប់ផ្តើម មួយ, ច្រាំងថ្មចោទ មួយដោយសារតែ ពេលវេលា មិនមែនជា ephemeral ។នេះជា ការធ្លាក់ចុះ ស្រប ទៅនឹង ការចាប់ផ្តើម អាក្រក់ arrefeço ។ក្នុង tiptoe តុល្យភាព ខ្ញុំហើយខ្ញុំ លោត , ជ្រមុជទឹក ។ខ្ញុំមិនលុបបំបាត់ ខ្ញុំ, បានកើនឡើង និងការ ស្រមៃ វិលមុខហើយ ។បេះដូង ដែលមានល្បឿនលឿន ភ្នាក់ផ្អែម ដោយ អីដែល ខ្ញុំស្រមៃ ធ្វើដំណើរ ។នៅថ្ងៃ ខាងមុខ ខ្ញុំបានឃើញ មួយជីវិត នៅក្នុងការ លើកទីពីរ ដើម្បីរុញ ពីលើ អាកាស។វាជា ការដួលរលំ ដោយឥតគិតថ្លៃ ការដួលរលំ នេះ បានបុក ដី ... ផ្លូវ ជ័រ សើម បំភ្លឺក្នុង ផ្ទៃខាងក្រោយ breather ខ្យល់ ត្រជាក់ !ផ្លូវកៅស៊ូសើមដែល មានអារម្មណ៍ថាមាន ទឹក ដែល glows នៅក្នុងភាពងងឹត ចងចាំ

មេឃ ភ្លៀង ថាមពល ហើយវា ខ្លាំង ណាស់ដែល ដី យ៉ាងខ្លាំង ប៉ះពាល់ នេះអាចបំផ្លាញ នូវអ្វីដែល ត្រូវបានគេ ចូលមក ។ នាទ្វីកា នេះបាន ឈប់ហើយ **immortalized** ពេល នៃការគិត របស់គាត់។ នៅពេល ខាងលើ ល្បឿន ខ្យល់ មកនៅក្នុង **tailspin** និង **coiling** ខ្លួនវា បានប្រែក្លាយ និងបានកើនឡើង , កើនឡើង , បានវិលត្រឡប់ទៅ ពេល មុន ទៅជា មិន បានហៅ វាដូច្នោះ ការបង្កើន ការដួលរលំ នៅពេលដែល បានធ្លាក់ចុះ កើនឡើងយ៉ាងលឿន ។

មោទនភាព នៃការ មានអារម្មណ៍ ដូចជា ខ្ញុំឃើញ មាននរណាម្នាក់ បានទទួលរង ដទៃទៀតដែល មានអារម្មណ៍ ហើយមិនដែល បានឃើញ គ្នាទៅវិញ ទៅមកក្នុង ស្បែក នៃក្តីសង្ឃឹម ផ្សេងទៀត មិន **sofrais** កើនឡើង ស្មារតីនៃ ជំនួយនិង ការជួយ គ្នាទៅវិញទៅមក នៅក្នុងវិធី ដែលមាន ផ្ទាំងថ្ម ដែលមាន ឧបសគ្គទាំងនេះ បង្ក មោទនភាព ដែលកើត ផ្លូវដែល នៅក្នុងនោះខ្ញុំមាន ជំនឿ ដោយសារតែ ពិភពលោក បានមក ដើម្បីប្រយុទ្ធ រហូតដល់ទីបញ្ចប់ ហើយ ធានាថាអ្នក និងជា ទីបំផុត និងទទួលបាន ទៅបាត ដើម្បីដឹងថា គ្នានិង ហ៊ុមព័ទ្ធ ពិភពលោក របស់ពួកគេនៅ ក្នុងសិល្បៈ នៃរបង នៅទីនោះ ដើម្បី ដាក់ ខ្លែងហើរ ទាំងអស់ទៅ តាមរយៈ អារម្មណ៍នៃការ ប៉ះទង្គិច មួយដោយ ចុងបញ្ចប់នៃដាវ ប្រយុទ្ធប្រឆាំង អំណាច ទទួលរង ដោយអចេតនា បញ្ជូន ដើម្បីឈ្នះ និងមាន រះ ចេញ ត្រូវបាន អ្នកឈ្នះ និង អ្នកចាញ់ នៅពេលដែល ការធ្លាក់ចុះ , មានអារម្មណ៍ថាមាន ការឈឺចាប់ ប៉ុន្តែការ កើនឡើង និងការ ធ្លាក់ចុះ ដោយសារតែ ជាការ ប្រយុទ្ធ ដែលបាន ឈ្នះ ការឈឺចាប់ ត្រូវបាន នឹកគិតនៅក្នុង មួយខ្ពស់ ទង្វើ ចុងក្រោយនេះ ហើយយើង **conjecture** អំពី សិរីរុងរឿងរបស់ អ្នកឈ្នះ និង អ្នកចាញ់ អ្នកប្រយុទ្ធ ទាំងអស់ គួរទទួលបាន ការទទួល ជ័យជម្នះ ដែលចង់បាន។

នៅព្រឹកនោះ

វាគឺជាការ មិនបានការ ហើយ ពិបាក ទឹកភ្នែក ព្រឹកព្រលឹម មួយ នៅមិនឆ្ងាយពី ហួសហេតុ មួយដែល យំ នឹយ ថានៅក្នុង ការប្រឈមមុខនឹង បាន ធ្វើ ការ ព្រឹក សើម បាន **stale** រួចទៅហើយ យប់នោះ បាន កន្លងទៅ បាន មុន ពេលដែល បានមក ស្រែកឡើង ថា៖ មើល ព្រះអាទិត្យ ចេញ មក **evaporated** ទឹកភ្នែកកំពុងរត់ចុះ និងពិភពលោក ជាមួយនឹង ស្នាមញញឹម ដ៏សាមញ្ញ និងយាយថា ពពក ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបាន សម្រេចចិត្ត ខ្ញុំដើម្បី សម្រេចចិត្តសម្រាប់ អ្វីដែលជា ការមក នឹង គ្រូពិនិត្យ ហើយនេះ ពិតជាបាន សាកល្បង ការសម្រេចចិត្ត នេះត្រូវបាន ធ្វើ ការមិន បានបង្ហាញខ្លួន ចេញពី កន្លែង តើអ្នកនឹង ក្រោកឡើង មានអារម្មណ៍ថា មូលនិធិ នេះត្រូវបានគេ មានអារម្មណ៍ នាទី ទម្លាប់ ពី ភាពក្លាហាន និងការអត់ធ្មត់ ចុក ឱ្យខ្ញុំ សង្ឃឹមថា គម្លាត ឡើងនិង បញ្ជាក់ អំពូ និងខ្យល់ ដ៏គ្រោះថ្នាក់ បានមក បំណងចង់ សម្រេចបាន នូវ អ្វីមួយដែល នឹងអាច សម្រេចបាន ។

សំណាង នឹងត្រូវ បានបើកដំណើរការ ពេលវេលាដើម្បី ស្រឡាញ់ ខ្លួនឯង និងការរីកចម្រើន ក្នុង ការតស៊ូ និងការ ប្រយុទ្ធ បាញ់ ល្អឥតខ្ចោះ គឺ មានភាពត្រឹមត្រូវ សម្រាប់ថ្ងៃ ដូចខាងក្រោម បុក ព្រួញ អាន ម៉ោង នាទីនិង វិនាទីនិង ដោះលែង ខ្ញុំ, ដូចជាប្រសិនបើ ដោយ វេទមន្ត គឺជាថ្ងៃ ដែលចិត្តសប្បាយរីករាយ បានឃើញ ច្រើនជាង ដែលមនុស្សភាគច្រើន គឺ ពិតជា ខុសគ្នា ចិត្ត ដើមទំពាំងបាយជូរ នឹងកើតឡើង នឹង គ្រាន់តែ **surtir** ។

តំបន់បណ្តាញ

ខ្ញុំបានមើល យ៉ាងខ្លាំង នៅជុំវិញខ្ញុំ បានឃើញ ទេសភាពនិង មិនជា អាក្រក់ មើលទៅ បណ្តាញ សង្គម បានឃើញ អ្វីគ្រប់យ៉ាង ដែលជាកន្លែងដែល ត្រូវបានតភ្ជាប់ និងអ្វីគ្រប់យ៉ាង នោះទេប៉ុន្តែ ខ្ញុំគិតថា ពឹងពារ នេះគឺជា គ្រោង ការស្លាប់ ពិតប្រាកដ នោះគឺ រឿង ដំណើរទស្សនកិច្ច របស់ អង្គការ **SPIDER** ហើយ បណ្តាញ នេះគឺ សម្រាប់ការ របស់នាងប្រភេទនៃការ បរិភោគអាហារ បានយក ពឹងពារ ដែលបានរងទុក្ខ យ៉ាងហោ ចណាស់ មានមនុស្ស ស្ទឹង **wove** បំផុតនិង និងរបៀប ដែល ដេកលក់ **calhava** សន្ទោសន្ទៅ នេះ ទាំងអស់បាន សុបិនឃើញ ថាអ្នកដែល បានស្លាប់នៅក្នុង បណ្តាញ របស់ខ្លួន ពឹងពារ គឺជា ការស្លាប់ អាក្រក់ លែង មាន និងការស្លាប់ នេះគឺ នឹង ចុះចាញ់ក្តីសុបិន្ត នៃការ ចេះចប់ ដោយគ្មាន ការភ័យខ្លាចនៃ បណ្តាញ, អង្គការ **SPIDER** និងជីវិត ទាំងអស់ **succumb** ទេប៉ុន្តែវា គឺមានរហូត ដល់ យើង ដើម្បីបង្កើត បណ្តាញមួយ ហើយអាច ជាការល្អ សម្រាប់ជីវិត មិនទទួលបាន អាក្រក់ មានឆន្ទៈ ដើម្បីរស់នៅនិង មិនមើលទៅ ពឹងពារ ដែល ជា ទីបញ្ចប់ នោះ ទេប៉ុន្តែប៉ុន្តែជា ចុងបញ្ចប់នៃ វដ្តនៃ ក្រុមហ៊ុនមួយ / បណ្តាញ គឺតែងតែ នៅក្រោម ការសាងសង់ ការកសាង បណ្តាញ នេះ ត្រូវបាន វិនិច្ឆ័យ និង ពឹងពារ មានដំណោះស្រាយ ទេ បណ្តាញ ពឹងពារ អាក្រក់ និងជា ការស្រមើលស្រមៃ របស់ខ្ញុំ មួយ។

ពន្លឺភ្លើង កាហ្វេ បារ **unlit** រវាង កាហ្វេ អាក្រក់និង លឿង ទទួលបាននេះ មានទំហំ នេះគឺ ខ្យល់ មួយ យ៉ាងល្អ ចូលរួម ជាកន្លែងដែលមនុស្ស មក ពីគ្រប់ទីកន្លែង ដែលខ្ញុំ មើលឃើញ ខ្លួនឯង នៅក្នុងពេលអនាគត ដើម្បីបង្កើត រដ្ឋលម្អិត ក្នុងចន្លោះ ដែលជាកន្លែងដែល ខ្ញុំបានសរសេរ នេះនិង បន្ទាប់មក មាន គោលបំណង មួយខ្ញុំសង្ឃឹមថា បានឡើងដល់ ប្រហែល **2000** ម៉ោង ដែលមាន ប្រហែលមួយ ភាគ លះបង់ ខ្លួនឯង ថ្ងៃនៅក្នុង កន្លែងនេះ បានគេហៅថា ជាពិសេស ភ្លើង កាហ្វេ ដែលជាកន្លែងដែល ខ្ញុំសង្ឃឹមថានឹង បំភ្លឺ បន្ទាត់ រវាងថ្ងៃ ទៅមួយថ្ងៃ ដែលខ្ញុំ មានអារម្មណ៍ថាមាន ថាមពល សម្រាប់ សូម្បីតែសម្រាប់ **instant'II** រក្សា ដំណើរការ ជាដៀងរាល់ថ្ងៃដើម្បីសរសេរ ចេរ បង្កើត, ដើរ , ការគិត និងការសរសេរ គឺជាអ្វីដែល ខ្ញុំបានរកឃើញ សម្រាប់ ដំនួរឱ្យរើប និងឧបសគ្គ ស្រមៃថា ខ្លួនឯង នៅក្នុងសម្រាប់ របស់ខ្ញុំ នៅលើពិភពលោក រវាង ផ្នែកខាងក្រោម មាន ជីវិត! ហែលទឹក នៅក្នុងសម្រាប់ នៃការសរសេរ ដែលជាកន្លែងដែល ខ្ញុំមើលឃើញ ទឹកថ្នាំ ហូរ ដើម្បីបង្កើត បន្ទាត់ ដ៏ស្រស់ស្អាត រវាង អត្ថបទ ហ្ន៎ កំណាព្យ , ឬការគិត ដ៏សាមញ្ញ សូម្បីតែដោយគ្មាន ការយកចិត្តទុកដាក់ ឬ ទឹកភ្លៀង ច្រើន នោះ ភាពតានតឹង ទោះ បីជា មិនមាន ចេតនា ក្នុង សម្រាប់ របស់ខ្ញុំ បរិបាញ់ ឡើង អក្សរ ដោយមាន ស្ន ដើម្បីសម្រេចបាន ក្នុងផ្ទៃខាងក្រោយ មានដួងចិត្ត ដែល មានអារម្មណ៍ថាមាន អារម្មណ៍ ខុសគ្នា, អារម្មណ៍ នោះទេប៉ុន្តែ អ្វីដែលសំខាន់ គឺដើម្បី ជ្រមុជទឹកចូលទៅក្នុង សម្រាប់ របស់យើង និងជាពិសេស ស្រឡាញ់ សម្រាប់ នាថា ។

ខ្ញុំបាន បំភ្លឺ អំណាច អំពូលភ្លើង អំពូលភ្លើង ដើម្បី មើល ថាមពល លុប ទទេ បំភ្លឺ បំពេញ អារម្មណ៍ ភ្ញាក់ ក្នុងខ្ញុំ ប្រាថ្នាចង់ គ្មានទីបញ្ចប់ ជាមួយ កើតឡើងថា ភ្លើង **luminous** បាន បំភ្លឺ រសៀល ឆ្លងកាត់ យឺត ខ្លីល ណាស់ គឺជាពន្លឺ មួយដែល ដាស់ រូបរាង ភ្លឺ និងរបៀបដែលគ្នា បំបក កំណើន នៅក្នុងវត្តមាននៃ ចំណេះដឹង មួយ ត្រូវបាន ផ្តល់ឱ្យ បិទ ទឹកអប់ ក្រាស់, មើលចុះ ខ្លាំងនិង ឆ្លង ក្លិន ដែលមានអារម្មណ៍ មានសេចក្តីរីករាយ ក្នុងការ ស្រូប និងរបៀប ដ៏ល្អ ជាដៀងរាល់ ថ្ងៃ មិនដែល ដកដង្ហើម ខ្យល់ ដូចគ្នានេះ ញញឹម ញញឹម មិន តែងតែ ត្រឹមត្រូវ ប៉ុន្តែអ្វីដែល ធ្វើឱ្យអ្នក ដ៏ស្រស់ស្អាតមួយស្នាមញញឹម តិចតួច ជិតស្និទ្ធ ជាសញ្ញា មួយ នៃក្តីអំណរ និងការ ព្យាបាល ជាការ គួរឱ្យចាប់អារម្មណ៍ មួយ មានសេចក្តីអំណរ ដ៏មិនចេះចប់ ណាស់ ធម្មជាតិនិង ការសម្រាក នៅពេលដែល ការប្រើប្រាស់ ញញឹម វាយខ្ញុំ ពន្លឺ ដែល **cunningly** មិនចាំ ហើយនៅពេលដែល អ្នកប៉ះ ខ្ញុំ គឺ **stunning'm** គិត ប្រាំ បន្តិច ផ្សេងគ្នាសម្រាប់ ពេល ដូច សុភមង្គលហាក់ដូចជា នៅក្នុង

ឯការពិត នៃការ duality នៃ ស្ថានភាពរូបិយ វិភាយ ដើម្បី មើលទៅ ភ្នំ ផងដែរ ដូចដែលខ្ញុំ បានឃើញ នៅពេលខ្លះ ដែរ។

Fado fado គោលដៅ ដែលបាន បង្ហាញពី អារម្មណ៍សោកស្តាយ ដោយមិនចាំបាច់ មានអាយុ វាលខ្សាច់ ឆ្ងាយ នោះទេតែ យ៉ាងដ៏ តទៅនឹង ឃើញអ្នក ស្រែកទឹក ចង់ ចង់ ទៅ ជាកម្មសិទ្ធិ តែប៉ុណ្ណោះដើម្បី ឱ្យអ្នក មានអារម្មណ៍ មិន ជាអ្វីគ្រប់យ៉ាង ដែលខ្ញុំ សរសេរ ទេតែ ខ្ញុំមាន អារម្មណ៍ថា អ្វីដែលខ្ញុំបាន សរសេរ។

នេះគឺជា ការសាមញ្ញ មួយប៉ុន្តែ មិនបាន ថយចុះ ពាក្យ ថា ចិត្តខ្ញុំ ស្តាប់ ខ្យល់ នៅក្នុង ប្រគល់ ខ្យល់ ដើម្បីយក អ្នក ពាក្យ មួយចំនួនដែល បានសរសេរ ដោយមាន អ្នក ថាជាមួយនឹង ការប្រកាស មួយដែលនឹង ប្រាប់អ្នកថាវា នឹងធ្វើឱ្យ ការរចនា ព្រះអាទិត្យ មួយជាមួយនឹង កាំរស្មី របស់ខ្លួន ហើយអ្នកខ្ញុំអាចនិយាយបាន ថា អ្នកជា ថាមពល របស់ខ្ញុំនិង សម្រាប់អ្នក ព្រះអាទិត្យ របស់ខ្ញុំ នឹងតែងតែ ពន្លឺ សូម្បីតែនៅលើ ថ្ងៃ នៅពេលដែល ល ព្រិល គឺមាន ការគិត ថា ខ្យល់ នឹង បក់ តែងតែ នេះ។

គិត ផ្ទះបញ្ចាំង និងធ្វើសកម្មភាព ក្នុងការ ធ្វើសកម្មភាព ឬមិន មានអារម្មណ៍ថា មិនត្រូវបាន សម្តែងការ និង តើវាលំបាក ដើម្បីឱ្យមានអារម្មណ៍ និង ដើម្បី បង្ហាញពីការ មិនមែនគ្រាន់តែ ពេលខ្លះ គ្រប់គ្រាន់ទេ គ្រាន់តែ មាន នោះទេប៉ុន្តែ ផ្ទះបញ្ចាំង មុនពេល ប្រតិកម្ម ដូចជា ដំណើរការ អារម្មណ៍ មួយ ហើយធ្វើពុត ថាជា ទង្វើ ការត្រួតពិនិត្យ ការគិត ឬមិនបានទង្វើ ឥឡូវ ឃើញ មានប្រាថ្នា បន្ទាប់មក ធ្វើពុត ។

វាជា អារម្មណ៍ បន្ទាប់ពី នោះមក ផ្ទះបញ្ចាំង ជា ប្រតិកម្ម ដែលមិនអាច មានអារម្មណ៍ថាមាន ពេលខ្លះ ក៏អាច ព្យួរ ដោយ ស្ងៀមស្ងាត់ គិត និងការ រ គ្រាន់តែស្នាក់នៅ ដោយវត្តមាន ដែលមានន័យថា ជា មួយ។

ឧបសគ្គ គឺមិនមែនជា ឧបសគ្គ ក្នុងការឈ្នះ ការបង្ហាញ ដោយខ្លួនវាផ្ទាល់ ដោយគ្មាន ការភ័យខ្លាច ពេលខ្លះ មានអារម្មណ៍ថា ប្រតិបត្តិ មួយប៉ុន្តែ ការ រចាប់អារម្មណ៍ គឺការ រស់នៅ និងការប្រយុទ្ធ សម្រាប់ពួកយើង ក្នុងការអភិវឌ្ឍ នេះ ពេលខ្លះ គឺដើម្បី រីកលូតលាស់និងការ រៀននៅក្នុង ការតស៊ូសម្រាប់ ជីវិត យើងតែងតែ មាន ប្រតិកម្មទៅនឹង ការបាត់បង់ នោះ សំណាងអាក្រក់ យកឈ្នះលើឧបសគ្គ គឺអតិបរមា ដែលខ្ញុំ ជំនះ នេះគឺជា ការមានអារម្មណ៍វិភាយ ជាអតិបរមា ក្នុងការឈ្នះ និងការ ផ្តល់ឱ្យយើងនូវ តម្លៃ សមរម្យ យកឈ្នះលើយើង និងទទួលបាននូវ តម្លៃក្នុង ការរៀន ពីការ បរាជ័យ និងចុងក្រោយ ឈ្នះ គឺមាន សារៈសំខាន់ នៃការរស់នៅ ។

ទឹក បក់ សម្បុរ រមៀល ចូលទៅក្នុងសម្បុរ ដែលជាការ វិល ខ្សាច់ គ្រាប់ dropwise នៅ ដោយ គ្រាប់ ខ្យល់ រមៀល នៅជាន់ មួយ ចាប់ មួយដៃ សម្បុរ ធ្លាក់ចុះ ជាមួយនឹង ការបូមខ្សាច់ មួយផ្សេងទៀតនៃ សម្បុរនេះ ដែលជា ម៉ាស៊ីន មួយ dipped នៅក្នុង ដៃ របស់ ខ្លួនអ្នក រលុង, frees ខ្លួនវា ពង្រីក អារម្មណ៍នៃ អ្វីគ្រប់យ៉ាង ដែលមាន នៅក្នុងដៃ របស់ពួកគេ ប៉ុន្តែមិនមែនជា អ្វីគ្រប់យ៉ាងដែល មាន អ្វីគ្រប់យ៉ាងដែល មិនត្រូវបាន សម្រេច ពេលខ្លះ គេចុក ដៃ រវាងអ្វីដែល យើងមានអារម្មណ៍ នៅក្នុងចិត្ត និងដៃ ទាំងអស់របស់យើង មានការ រំកិល ជាមួយនិង ផលនេសាទ ដែល ចេញ បង្កើត មួយខ្យល់ក្នុង ។

មិនមាន អ្វីដែលត្រូវ ប្រាប់អ្នក គឺជាការពិត នោះទេប៉ុន្តែវា គឺជាការមិន កុហក ដាច់ខាត !

នេះជា ការឈឺ ភ្លើង នៃការ បាត់បង់មួយ។កន្លែងនោះទេប៉ុន្តែ ជាកន្លែងដែល មាន អ្នក? តើមានអ្វី ដែលខ្ញុំបានធ្វើ ?

ខ្ញុំមិនបាន សុបិន្ត ព្រោះខ្ញុំ រង់ចាំ ភ្នាក់ ។

អ្នកនឹង មក នឹងសង្គ្រោះ ខ្ញុំពី អ្វីរទាំ នេះ ញាក់ ខ្ញុំ, មិនធ្វើ ឱ្យខ្ញុំ បំបែក ខ្ញុំនិង អំពើពុករលួយនិង បាននិយាយថា អ្នកមិន ! កន្លែងដែលខ្ញុំ ,
ខ្ញុំ ចង់បាន ច្រើនជាងនេះ ខ្ញុំមិន អាចរក្សាទុក ការរស់ ប៉ុណ្ណោះនិង ដកដង្ហើម។

វិធី តាមរយៈការ រណសិរ្ស នេះនិង ឃើញ អ្វីដែល រក្សាខ្ញុំ បានផ្លាស់ប្តូរ ទៅមុខ។

ដោយសារតែការ ចាកចេញ និងការ ទទួលបានមកវិញ ទៅកន្លែងដែល ខ្ញុំ មិនបានសូម្បីតែ គិតឬ មាន។

ខ្ញុំចង់ រត់ ចេញពី បារី ដែលបាន ជួបគ្នា នៅលើ ថ្ម នោះហើយ , fulminant ។

បេះដូងរបស់ខ្ញុំ គឺដូចជា បារី ដែលទៅ ចេញទៅ បំណងប្រាថ្នា មួយដើម្បី អ្នកនឹង ឡើងវិញ មួយដែល ជំរុញឱ្យ ខ្ញុំនិង untied ចំណង មួយ
នេះ។ ខ្ញុំនឹងមិន , មិនចង់ ក្លាយជា ខ្សែស្រឡាយ រលុង ថា ចំណងទំនាក់ទំនង មកដល់ ការកាប់ដៃ ។

កុំ ចង់ក្លាយជា អ្វីដែលអ្នកនិយាយ ឬនិយាយ អំពីខ្ញុំ , ខ្ញុំ ចង់ក្លាយជា អ្វីដែលខ្ញុំ មានអារម្មណ៍។

រៀបការ នេះ មិនបាន មើលឃើញ ថាការ ច្របាច់ និង សំពាធ និង destroys ។

ការប្រកួត នេះនឹងត្រូវបាន ខូច។

អ្វីគ្រប់យ៉ាងបាន ត្រឡប់ទៅ សូន្យខ្ញុំគ្រាន់តែ ចង់ក្លាយ 0 ដោយគ្មាន ការតាមដាន ទូរទស្សន៍ , មិនចង់ ឱ្យមាន វិជ្ជមានឬអវិជ្ជមាន ប៉ុន្តែអ្នក ទទួល
ថា អ្នកត្រូវតែ ធ្វើនិង កើតឡើង។

សូមឱ្យ ខ្ញុំ។

ហេតុអ្វីបានជា យំ ?

ខ្ញុំមិន ដឹងទេ ប៉ុន្តែតែងតែ ដឹងថាហេតុអ្វី ធ្លាក់ បង្ហូរទឹកភ្នែកនិង រលុង, ខ្ញុំក៏ ដឹងថា ដោយសារតែ ពេលខ្លះ ខ្ញុំបាន រត់ចូលទៅក្នុង កំហុស របស់អ្នក
កងទ័ព ហើយដោយសារ ខ្ញុំកាន់ កាន់ ។

ខ្ញុំចង់ យំ ខ្ញុំចង់ ទម្លាក់ ខ្ញុំ។ ជួរចត់ នៃការ មានអារម្មណ៍ ថា ទុក ឱ្យខ្ញុំ ជាមួយនឹងការ ញាក់ញ័រ ត្រជាក់ កក់ក្តៅ ដែល មានតម្លៃ ទេប៉ុន្តែ ទឹកភ្នែក
របស់អ្នកហើយ លើច និងមានអារម្មណ៍ ។ ចុងបញ្ចប់ នេះនឹង ថែរក្សា បានឈានដល់ ទីបញ្ចប់ ដោយការ បង្ហូរទឹកភ្នែក មួយ មិនបាន បណ្តេញចេញ
ប៉ុន្តែតែងតែ បិទបាំង និង រត់ ក្នុងការ ប្រឈមមុខនឹងការ ព្រងើយកណ្តើយ បង្ហូរទឹកភ្នែក នោះទេ។

ខ្ញុំត្រូវបានគេ គិត ថាជា អ្នកមាន។ ដូច្នោះ ជាអ្វីដែលធម្មតា ដូច្នោះ ដូចអ្វីដែល អ្នកគិតថា គឺជា ស្តង់ដារ មួយ។

ខ្ញុំមិនខ្វល់ ពីអ្វីដែល រឿងនិទាន ខ្ញុំ ចង់ឃើញ នូវអ្វីដែល អ្នកមិនអាច ផ្តល់ឱ្យខ្ញុំ នូវអ្វីដែល ខ្ញុំត្រូវការ និងមិន អ្នក។

ចង់ឱ្យ ខ្ញុំដើម្បី អ្នក ខ្ញុំចង់ឱ្យអ្នក ដូចដែលអ្នក ត្រូវបាន តែងតែ អ្វីដែល គាត់បានគិត គឺជា អ្វីដែល អ្នកបាន ឬ ជាកន្លែងដែលអ្នក មិនត្រូវបាន អ្នកត្រូវបាន ធ្វើ ដូចដែលអ្នកបាន ធ្វើ។

ខ្ញុំមាន ខ្ញុំ។

ខ្ញុំមិន ដឹងពីរបៀប ដែលខ្ញុំ បានចាប់ផ្តើម ខ្ញុំគិតថា រឿង មួយចំនួនដែល នឹងទៅដល់ ទេប៉ុន្តែដើម្បី មិនមាន សញ្ញាប្រញូ ក៏មិនមែនជា ក្បាល នេះ អនុញ្ញាតឱ្យ តែម្នាក់ឯង គោលដៅ នេះ។

ខ្ញុំមាន គោលបំណង ក្នុងការ បុក **taria** ខ្ញុំមិន ទម្ងន់ សូម្បី ទេ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបាន ទទួល គឺត្រូវ ខ្លួនឯង ប្រញូ ត្រូវបានជំរុញ ទៅក្នុង ឯកត្ត ដូច្នោះ ការឈឺចាប់ របស់ខ្ញុំ។ ចិត្ត ឯកោ , សម្គាល់ដោយ ជំងឺដាច់សរសៃឈាមខួរក្បាល ជាង **Revitalizer** ជាមួយ ការឈឺចាប់ ខ្លាំង ពេក ឆន្ទៈ ដើម្បីបូម ។

ខ្ញុំមិន គិតថ្លៃ ។ ខ្ញុំមិនដែល នឹងត្រូវបាន ដោយឥតគិតថ្លៃ ទាំងស្រុង, ស្រឡាញ់ សេរីភាព របស់ខ្ញុំ ទេប៉ុន្តែខ្ញុំ មានអារម្មណ៍ថាមាន ចង់ភ្ជាប់ដោយ អ្នកដែលមាន សេចក្តីស្រឡាញ់ចំពោះ ខ្ញុំ។

ដោយសារតែ ពួកគេបាន ស្រឡាញ់ខ្ញុំទេ?

នឹងស្រឡាញ់ ។ ពួកគេចង់ មានសេរីភាព និងបានភ្ជាប់ទៅ នរណាម្នាក់។ ចង់ឱ្យខ្ញុំ មានអារម្មណ៍ថាមាន តែម្នាក់ឯងហើយ មិនមាននរណាត់សម្គាល់ ។

ខ្ញុំមិនចង់ ឱ្យយល់ពី អ្វីនោះទេ មិនចង់ គិតអំពី អ្វីនោះទេ ប្រោះខ្ញុំ ចូល ខ្ញុំចង់ នៅឆ្ងាយពី បានខិតជិត ។

ខ្ញុំមិនចង់ឱ្យ មានសេចក្តីស្រឡាញ់ និយាយថានឹង មានសេរីភាព ។ ខ្ញុំគ្រាន់តែចង់ ទម្លាក់ អ្វីដែលមាន នៅក្នុងខ្ញុំ ។

ការឈឺចាប់ , ការបាត់បង់។ ហើយ មិនយូរទៀតទេ គឺជា។

បានមក ពេលនេះ ដោយមិនមានអារម្មណ៍ ឆ្លង។

ធម្មជាតិ នេះបាន ធ្វើនិង មិនធ្វើវិញ និងជាច្រើនទៀត ដើម្បី ប្រាប់ នូវអ្វីដែល យើងនឹង ធ្វើ។

ខ្ញុំមិន ចង់ធ្វើ អ្វីទាំងអស់, មិនចង់ ទៅ ខ្ញុំចង់ទៅ កន្លែងដែល ខ្ញុំមិន បានទទួល។

តែមាន ទៅហើយ គ្មានអ្វី នឹងនាំមកនូវ ។

កុំ យំ កុំ សើច កុំ គិតថា មិនមើលទៅ និងមានអារម្មណ៍ ដូចជា ខ្ញុំមិន ស្តាប់។

តើអ្វីទៅជា សោកនាដកម្ម មួយ!

ហើយខ្ញុំនឹង ត្រូវទៅ នៅថ្ងៃមួយ ខ្ញុំក៏នឹង succumb ។

តើធ្វើដូចម្តេច សូមអញ្ជើញមក ? បាទខ្ញុំ ឆ្ងល់ថា ហេតុអ្វីបានជា នេះ, ហេតុអ្វីបាន នោះទេប៉ុន្តែ មិនចង់ គិតថាអ្វីដែល ត្រូវបានគេ បញ្ជូន។

មិនចង់ ប្រយុទ្ធប្រឆាំងនឹង , មិនចង់ ឱ្យមាន ជាច្រើនដូចជា មនុស្សម្នាក់ដែល មិន ជា។

សំឡេង haunts ដែលបាន ថ្លែង ។

ហង្ស នៅថ្ងៃ ។

ខ្ញុំនឹង ធ្វើដំណើរ នោះខ្ញុំ មកហើយទៅ ដោយចិត្តអត់ធ្មត់ ។

តើមានអ្វី ដែលខ្ញុំអាច និយាយបានថា ខ្ញុំមិនមាន , មិនមាន ច្រើននិង មួយទៀត ដូច្នោះខ្ញុំ ខ្លះ ។

លុកលុយ ឱ្យខ្ញុំ ត្រូវបានគេ ប្រាប់ខ្ញុំ មិនចង់ ទៅខ្ញុំមិនចង់ ។

ខ្ញុំមិន ចង់ទៅ ត្រឡប់មកវិញ, ខ្ញុំចង់ នៅទីនេះ នៅពេលដែល រឿងល្ខោន តន្ត្រី និង ខ្លែងហើរ ខ្យល់។

កុំ ចង់ក្លាយជា មារ មិនចង់ ក្លាយជា ទេវតា , មិនចង់ ស្ថានសួគ៌ ឬ នរក។ ខ្ញុំចង់បាន ដី កន្លែងដែល អ្វីក្រប៉យ៉ាងដែល មាន នោះទេ។

មិនចង់ ចាកចេញពី ខ្ញុំបាន ស្នាក់នៅ កន្លែងដែលខ្ញុំនៅ ទីនោះ ខ្ញុំចង់ឱ្យ ទាំងអស់ គឺគ្រាន់តែ ឱ្យខ្ញុំ ចន្លោះ ដកដង្ហើម ហើយគិត នៅលើវា។

សូមស្រមៃ និងបង្កើត អត្តិភាព ផ្ទាល់ខ្លួនរបស់ខ្ញុំ ។

ខ្ញុំគ្រាន់តែចង់ ខ្យល់ ដកដង្ហើម។ ចង់អោយខ្ញុំ ស្រាយ ថាជា ដង្ហើម ដែលយើងបាន ខ្យល់។

ខ្ញុំបាន សរសេរ អ្វីដែលនឹង **transpire** បន្ទាប់ពី បានអាន នូវអ្វីដែល ជា របស់ខ្ញុំ ចង់ បង្ហាញ ។

ខ្ញុំដឹងថាវា មិនមែនជាការ ងាយស្រួលទេ។ខ្ញុំគិតថា ជាច្រើន នឹងមិនត្រូវបាន និយាយថា បានច្រើន ផងដែរ ដែល នឹងមិន ត្រូវបានយល់ ។

ខ្ញុំបាន បដិសេធ ។

យ៉ាងខ្លាំង ចង់ បដិសេធ នូវអ្វីដែល **impoverishes** ខ្ញុំ។

នេះជា រឿង ធម្មតា មានកន្លែង ណានៅក្នុង បេះដូង គឺមាន ច្រើន នៃអារម្មណ៍ មួយ។

អ្វីដែលយើង មើលឃើញ នៅ **glance** មួយ ដែលអ្នកអាច សម្គាល់ នៅក្នុងបេះដូង របស់អ្នក។

គាត់មិនអាច ទទួលយក វា មិនចង់ មើលឃើញ នោះទេតែ មានអារម្មណ៍ថាមាន អ្វីដែល ភ្នែករបស់អ្នក មើលឃើញ។

មិនដែលបាន បើក ភ្នែក របស់បេះដូង ដោយសារតែគាត់ មិនអាចមើលឃើញ និងត្រូវបាន រងការឈឺចុកចាប់ ។

ខ្ញុំនៅទីនេះ ។

តើអ្នកមើលឃើញ ខ្ញុំ? ខ្ញុំគិតថា មិនមែន ! អ្នកអាចមានអារម្មណ៍ ខ្ញុំ? ដូចគ្នានេះផងដែរ ខ្ញុំគិតថា មិនមែន ! តើអ្នក មើលឃើញនៅក្នុង ខ្ញុំទេឬ?

លោកអ៊ុំ ខ្ញុំបាន នៅទីនេះ ប្រែក្លាយលោក **esquecesses** ខ្ញុំ, មិនអាចឈរ មិនមាន អ្នក, ដោយសារតែ អ្វីដែល បង្កបបង្រួមយើ

ង ពេលខ្លះ បំបែក យើងប៉ុន្តែ ខ្ញុំប្រាប់អ្នក ដែលខ្ញុំ នៅទីនេះ។

ខ្ញុំនឹងមិន ធ្វើពុត

ខ្ញុំនឹងសរសេរ និងអនុញ្ញាតឱ្យវា ហូរ ។

អ្វីដែលខ្ញុំ សរសេរ គឺពិតជា បង្ហូរទឹកភ្នែក មួយ។

ដូចដែលខ្ញុំ បានសរសេរ បង្ហូរទឹកភ្នែក ខណៈដែល វាគឺជា ការសោកស្តាយ , ឯកោ , សើម , រលុង។

សូមឱ្យខ្ញុំ ជូត ទឹកភ្នែក របស់អ្នក មានការឈឺចាប់ របស់អ្នក, ទុក្ខព្រួយ របស់អ្នក, ភាពឯកោ របស់អ្នក ថប់ដង្ហើម នោះគឺ ដើម្បីឱ្យមាន តែម្នាក់

ឯង នោះ។

សូមឱ្យខ្ញុំ លិច ទឹកភ្នែក របស់អ្នកខ្ញុំ ផឹក ការឈឺចាប់ ដែលអ្នកមានអារម្មណ៍ នេះ

តែ, តែម្នាក់ឯង។ ខ្ញុំថា នេះគឺ ខ្ញុំ, គ្រាន់តែ ខ្ញុំ!

ខ្ញុំជា របៀបណា? គ្រាន់តែ ខ្ញុំ។

អរម្មណ៍ នេះបាន ពង្រីក ទៅ ពិតជា ដឹង ការឈឺចាប់។

តើវា មានអរម្មណ៍ ថាយើងមាន របៀប។ ខ្ញុំគិតថា ប្រហែល ត្រូវនឹង លើសពី អ្វីដែល មកពី បរទេស។

ចូល ដឹងថាខ្ញុំ មាន ដើម្បី មានសម្រាប់ អ្នកផ្សេងទៀត គ្រាន់តែ សម្លឹងមើលទៅ យើងប៉ុន្តែ មិនដែល មើលឃើញ ដូចគ្នា ថាខ្ញុំ ស្រាយ ទំព័រ សន្តិក តែមួយ ប្រយោគ រលុង ទំព័រ រលុង សន្តិក តែមួយ ឃ្លា រលុង , ចង់ អ្វីគ្រប់យ៉ាងដើម្បី មកបិទ , មិនចង់រក្សាទុកអ្វីទាំងអស់ , ខ្ញុំបាន លុប ខ្លួនឯង, គ្រាន់តែដូច្នោះ **evoluirei** អ្វីគ្រប់យ៉ាងដែល ខ្ញុំបានសរសេរ អ្វីគ្រប់យ៉ាង ហួត , **esvaísse** នៅក្នុងលិខិត នៃ ការឈឺចាប់ ការកាត់ទោស បន្ថែមទៀត នោះ គ្រប់ពាក្យទាំងអស់ ឈឺចាប់ របស់អ្នក, ខ្ញុំបានសរសេរ ដើម្បីកំណត់ ឱ្យខ្ញុំ ដោយឥតគិតថ្លៃ។ មិនចង់ រងទុក្ខ។

ថ្ងៃ មួយផ្សេងទៀត នៅក្នុងពេលព្រឹក , ខ្យល់ ព្រឹក ស្រស់ រំខាន ផងដែរ។ ខ្ញុំចង់ យប់ , យប់ ស្ងាត់ , ដែលជាកន្លែងដែល ខ្ញុំបាន ឃើញនៅក្នុង ង ភាពងងឹត ជាពន្លឺ ដែលអ្នក នាំមកជាមួយអ្នក ។

សូម ចូលរួមជាមួយ ភាពស្ងៀមស្ងាត់ និងការ ងងឹត។

ចូរធ្វើឱ្យ ការ ដាច់ភ្លើង ពន្លឺភាគី , ជ្រុង , ការទាក់ទាញ , ពិនិត្យអក្ខរាវិរុទ្ធ , កំណាព្យ ឃ្លា ។

ខ្ញុំ ចង់ ក្លាយជា ពន្លឺ របស់អ្នកនៅក្នុង យប់ ងងឹត។

ដូចដែលខ្ញុំបាន អនុញ្ញាតឱ្យ ខ្លួនឯង ចូលទៅក្នុង ជ្រុងនៃ ដំណឹងដ៏ ជ្រៅ នេះ លេង ពិណ ដែល **Mermaid** ខ្ពស់។ ខ្ញុំចង់ ស្នាក់នៅ និ ងមើល អ្នក ដោយមិន ប្រាប់ អ្នកពីអ្វីដែល ខ្ញុំនឹង សរសេរបាន។

ដើម្បី មិនដែលភ្លេច អ្នកឡើយ។

គ្មានអ្វី ! តើ អ្វីសោះ:

គោលដៅ ជាមួយនឹងពាក្យ ទាំងនេះគឺ ទទេ ។ ខ្ញុំមិនចង់ ឱ្យអ្នក អាន យើងលែង ចង់សរសេរ ថ្ងៃមួយ ចង់ប្រាប់អ្នក ។

ប៉ុន្តែឥឡូវនេះ គ្រាន់តែចង់ បន្តិចនៃ អ្វីសោះ។

ខ្ញុំមិន ដឹងថាតើ អ្នកនឹង អាន ច្រើនតិច យល់ពីអ្វីដែល ខ្ញុំត្រូវ ប្រាប់អ្នក ។

តើមានអ្វី ចង់ឱ្យអ្នក សម្គាល់ឃើញ គឺថា **entendas** ហើយទាំងអស់ នោះទេប៉ុន្តែ មាន សម្រាប់ខ្ញុំហើយ នៅទីនោះ អ្នកអាច ពឹងពាក់

លើខ្ញុំប៉ុន្តែ ប្រាប់ នរណាម្នាក់។

ខ្ញុំនឹង រង់ចាំសម្រាប់ ការស្តាប់ **decepe** ខ្ញុំ។

ការស្តាប់ ? មាន ស្តាប់ ទេ !

ហើយនេះគឺ តែងតែ មានវត្តមាន ។ ខ្ញុំមិន ខ្លាច ស្តាប់ ទេ បាត់បង់ អ្នក។

មិនមែនជាអ្វីដែល ប៉ះពាល់ដល់ ខ្ញុំប៉ុន្តែ បទពិសោធន៍ នៃការមាន និងមិន មាន ភាពខុសគ្នា នៃការ នោះ តើ នេះ ត្រូវបានដូច្នោះ ?

ខ្ញុំចង់បាន អ្វីឡើយ ចំពោះ អ្វីដែល មានតិចតួច និងជាច្រើន ដែលខ្ញុំចង់បាន ខ្ញុំចង់ឱ្យ អ្វីដែលខ្ញុំ ម្តងទៀត ខ្ញុំមាន អ្វីទាំងអស់ នៅពេលដែលខ្ញុំ មិនបានដឹង ហើយត្រូវនេះ ខ្ញុំដឹងថាអ្វី ដែលខ្ញុំចង់បាន អ្វីសោះ បដិសេធ នូវអ្វីដែល ជាការ និងគ្មានការ , ខ្ញុំ នឹងមាន ដោយគិតគិតថ្លៃ ដោយគិតគិត ត អ្វីគ្រប់យ៉ាងដើម្បី ឱ្យខ្ញុំទំនាក់ទំនង ហើយនឹងធ្លាក់ចុះ មកខ្ញុំ ជួរចត់ នោះគឺ មាន។

គ្រាន់តែ ខ្ញុំចង់ ក្លាយជា !

តើខ្ញុំអាច គ្រាន់តែ ជាការ ខ្ញុំ? បាទ ខ្ញុំហើយ ទាំងអស់ នេះគឺជា អ្វីដែលខ្ញុំ មិនចង់ធ្វើ ។ « មិនចេះចប់ "

បុក , និង បានចាប់ផ្តើម ការវាយដំ បុក ឈប់ ជាមួយនឹង លំហូរ មិនធ្លាប់មានពីមុនមក នៃការ មិនធម្មតា ឬ រងរបួស បន្ទាប់មកមួយ ថ្ងៃ កាន់តែ បានបើក គ្មាន វិលត្រឡប់ ដើម្បីធ្វើវា គឺជាការ បើកចំហនិង ភ្លាម ជិតស្និទ្ធដូចជា ខ្ញុំនឹង ប្រកាស ជា អណ្តូងអ៊ី នោះទេប៉ុន្តែ តែងតែនៅក្នុង របស់ខ្ញុំការបញ្ជាទិញ វា របស់អ្នកអ្នក និងខ្ញុំ នៅក្នុងពាក្យមួយ បន្ទាប់មក បេះដូង ! នេះជា ទុក្ខព្រួយយ៉ាងជ្រាលជ្រៅ នៃការ

វាមិនត្រូវ បានគេដឹងថា ត្រូវមានការយល់ដឹង និងការ រៀន រស់នៅជាមួយ ស្រាប់តែ ជិតស្និទ្ធ របស់អ្នក, គម្លាត នេះគឺជា សេចក្តីធ្វេសប្រហែស និងមាន ជាកម្មសិទ្ធិ គឺជាអ្វីដែល តែងតែ រលាយ ដូចជាប្រសិនបើ នៅក្នុងការ ចុះចាញ់ គឺមាន ការស្តាប់ស្ទើរ ទេនៅក្នុង សារៈសំខាន់ តែមួយគត់ដែល ចង់ក្លាយជា ត្រូវ ពី ខ្លួនឯងអ្នកអាចមើលឃើញ នៅក្នុងផ្ទៃ ខាងក្នុង របស់យើង ហើយវាមាន យើងឃើញ ថាគ្មានអ្វី ដូច្នោះ ទាប ជាការ បង្ហាញ ខ្ពស់ជាង មើលចុះ គិត សម្តែង មួយខ្ញុំ មិនអនុញ្ញាតឱ្យ ដើម្បីបង្ហាញ ពីរបៀបដែល ទាបជាង ច្រើន គឺមាន កម្រិត ដែល យើង ដាក់ ខ្លួនយើង យើងនឹង ឃើញថាតើ ខ្លួនឯង ខ្ពស់ជាង នេះគឺមាន កាន់តែខ្លាំងឡើង ជិតទៅ **infinitesimal** ពេលនោះ ក្តីស្រមៃ ឆ្ងល់ តែងតែត្រូវបាន កើត ផ្ទាល់ និងរៀន ហើយនៅពេលដែល អ្នកពិតជា ដឹង ដឹងថា ជាច្រើនដែល បានដើរ ឆ្ងាយពី អ្វីទាំងអស់ ហើយដឹង ដោយខ្លួនឯង ផ្ទាល់របស់អ្នក ពីអ្វីដែល បានផ្តល់ប្តូរ ?

អ្វីគ្រប់យ៉ាង នៅក្នុងពិភពលោក ស្ងាត់ របស់ខ្ញុំ! តើធ្វើដូចម្តេច សូមអញ្ជើញមក ?

ដោយសារតែខ្ញុំ មានគន្លងក្នុងការ ផ្លាស់ប្តូរ និងការ ប្រឈមមុខនឹងការ ទាំងអស់ នោះទេប៉ុន្តែ ស្ទើរតែទាំងអស់ មកពី ពិភពលោក របស់ខ្ញុំ ពិភពលោក របស់ខ្ញុំ ស្ងាត់ ? វាគឺជា បញ្ហា ដែលប្រាប់ ឱ្យខ្ញុំធ្វើ រឿងត្រឹមត្រូវ ដូច្នោះ ! សូមស្រមៃ ? ! វិមាត្រ នៃការ **stratosphere** ដោ

យក្មាន ការពង្រីក ដែនកំណត់ នៃការ ខកចិត្ត មួយបាន ចូល មន្តអាគម នេះ **timelessly** ចេញ នៅក្នុងកម្រិតនៃ ការបំភាន់ ខ្លួនវា តែងតែ ជាមួយនឹង រូបរាង ដ៏ខ្លាំងឆឺតនៃ ការបំភាន់ ពិតនៃ ពាក្យនិយាយ ខកចិត្ត រួចទៅហើយ នោះ ! ជំនាន់ **Dora** ជម្លោះ ផ្នែកខាងក្នុង នៃការ ឈឺចាប់ ដ៏សាមញ្ញមួយដែល វាយ ភាពសុខដុម ណាមួយឡើយ។

ប្រស្នា , ប្រជានិង ប្រកាន់អក្សរតូចធំ ដែលជា អក្សរ ដែលមិន ចង ថាមពល ច្រើន អក្សរ ច្រើនឬ លិខិត ពាក្យ តិចតួច។

នៅទីនេះ **menhir** ដែលនឹង **sedimenting** និងការសរសេរ ជាច្រើននៅក្នុង តិចតួច ត្រូវបាននិយាយថា មួយ។

នៅក្នុងរឿង ឥតប្រយោជន៍ អ្នកនឹងមក ជាច្រើននឹង ក្លាយជា អ្នកដែល ចាកចេញពីអ្នក , អ្នកផ្សេងទៀត និងមិន ឈរ។ ដើម្បីប្រាប់អ្នក ថា កាន់តែ ច្រើន សម្រាប់ការ ប្រយុទ្ធ ដ៏លំបាក ប៉ុន្តែអ្នក " ប្រើ " ថា ប៉ុន្មាន នឹងឈរ នោះទេប៉ុន្តែ អ្នកដែល តូចជាងគេបំផុត នៅក្នុង ផ្នែកខាងក្នុង មា នតម្លៃ ថាមានតែ អ្នកអាចទទួល បាន។ រស់នៅ កើនឡើង , រៀន , និង នៅក្នុងផ្ទៃខាងក្រោយ ជានិច្ច ដឹង ក្តីស្រមៃ តិចតួច។

នេះគឺជា ថ្ងៃសម្រាប់ បន្តិច មួយ ផ្សេងទៀត គ្រាន់តែ ចង់ ដឹងថា ការសរសេរ គឺដើម្បី បង្ហាញបង្ហាញ **Knower** នៃ ចំណេះដឹង ធម្មតា នៃចំណេះដឹង ផ្នែកវិទ្យាសាស្ត្រ ដែលពួកគេ ទាំងពីរបាន ពន្យល់ តែជាមួយ ប្រាថ្នា យ៉ាងជ្រាលជ្រៅ ដែលត្រូវ បានអាន + +

ខ្ញុំនឹង ចាប់ផ្តើម ជាកន្លែងដែលខ្ញុំ ចង់ បញ្ចប់។

ផ្សេង ពង្រីក ផ្ទៃខាងក្នុង បន្តប់ របស់ខ្ញុំ។ ចំពោះ ផ្នែកខាងក្នុង របស់ខ្ញុំ ផងដែរ , នេះត្រូវបាន រំលោភ។ ខ្ញុំចង់ បំបែក នៅជាមួយអ្នក និងជាមួយ អ្នក ផ្សេងទៀត។

ខ្ញុំនឹងទទួលបាន ?

កម្លាំង , កម្លាំងនិង កម្លាំង ដែល **haunts** ខ្ញុំហើយ បានប្រាប់ខ្ញុំ ដើម្បីផ្លាស់ទីទៅមុខ ដោយគ្មាន ការភ័យខ្លាច !

អ្នកនឹងបញ្ចប់ នៅមុន ថ្ងៃ របស់ខ្ញុំ។

ផ្នែកខាងក្រៅ ទាំងអស់ នឹងបដិសេធ ខ្ញុំ ដូចខ្ញុំ នឹងមានអារម្មណ៍ថា . . . ខ្ញុំមិនដឹង ទេតែ នៅទីនេះ ខ្ញុំបាន ចាកចេញពី រឿង តិចតួច របស់ខ្ញុំគឺ នៅលើទំព័រ នេះអ្នក បានលើកឡើង ចង់ដឹងចង់ឃើញ រឿង តិចតួច របស់ខ្ញុំ។

តើខ្ញុំ នឹងប្រាប់ អ្នកនៅក្នុង ទំព័រ នេះគឺ សម្រាប់ខ្ញុំក្នុងការ ស្វែងរក ដោយខ្លួនឯង ពិតដែល ស្ថិតនៅ ក្នុងខ្ញុំ ដោយគ្មាន ខាងក្រៅ ពិភពលោក។

តើធ្វើដូចម្តេច អាចធ្វើទៅបាន គឺ នេះយើងនឹង មើលឃើញ ពីរបៀបដែល ខ្ញុំនឹង រៀបរាប់អំពី រឿងរ៉ាវរបស់ខ្ញុំ ។

ដើម្បី មិនមាន ជាមុន យូរ , ដកថយ ពិតជា ត្រៀមខ្លួនជាស្រេច ទៅ។ ការជក់បារី នៅតែបន្ត ហត់ ចន្លោះនេះ។

រឿង នេះចាប់ផ្ដើម ជាកន្លែងដែល នឹងបញ្ចប់។

អ្វីដែលខ្ញុំ ប្រាប់អ្នក គឺដើម្បី ប្រយុទ្ធប្រឆាំងនឹង អ្វីគ្រប់យ៉ាង។តោះយើង មើលឃើញថា ប្រសិនបើខ្ញុំ អាចទទួលបាន ដល់ទីបញ្ចប់ ហើយនិយាយថា ខ្ញុំ បានធ្វើ អ្វីគ្រប់យ៉ាង ហើយគ្មានអ្វី ដែលជា អតិបរមានៃ ខាងក្នុង ខ្លួនឯង។

បានមកដល់ ទីនេះនៅក្នុង រយៈពេលខ្លី លើបារី ស្ទើរ ចំនួនទំព័រ ដែលបាន អាន ហេតុអ្វីបានជា ។

ចូរយើង ទទួលយក ការប្រយុទ្ធ នេះ នឹងមាន ប្រវែង នៃពេលវេលា

Sopra នៅ ម៉ោង ក្នុង នាទី វិនាទី។វាជាជាង !

ខ្ញុំនឹង ចាប់ផ្ដើម ជាកន្លែងដែលខ្ញុំ បានបញ្ចប់ ឡើង។

ខ្ញុំបាន ត្រៀមខ្លួនជាស្រេច ជាក់បារី នេះ pierces បង្ហូរនិង ការចេញផ្សាយ ចូលទៅក្នុងខ្យល់ , ខ្ញុំ ចង់ក្លាយជា ផ្សែង គឺមាន ខ្យល់ តែ មួយ នេះ។

ខ្ញុំគ្រាន់តែចង់ ដកដង្ហើម ខ្យល់

ខ្ញុំចង់ អណ្ដែត និងការ ស្រមៃ ពីអ្វីដែល នៅទីនេះនឹង ប្រាប់អ្វីដែលខ្ញុំ មិន ចង់ធ្វើ , ចាប់ផ្ដើម នៅទីបំផុត តែងតែ ធ្វើឱ្យមានកំហុស ដូចគ្នា។

ការប្រយុទ្ធគ្នា នេះគឺ នៅឆ្ងាយ ពីត្រូវបាន ចាក់សោ។

អ្វីដែលខ្ញុំចង់ បង្ហាញ គឺមាន អារម្មណ៍ ស្ថានភាព និងជម្លោះ ។

និងការប្រយុទ្ធ នេះ គឺស្ថិតនៅលើ ការឈ្នះ ជា ខ្ញុំ ជានរណាខ្ញុំចង់ក្លាយ ផ្សែងទៀត តួលេខ ដេញ ខ្ញុំ។

ការយល់ដឹង ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបាន ប្រាប់ ខ្ញុំហើយ បានប្រាប់ខ្ញុំ : លេច ឈ្នះ អ្នក

នៅទីនេះខ្ញុំ ឈរ , ប៉ុន្តែការ ប្រយុទ្ធប្រឆាំងនឹង ចលនា ប្រមាញ់ នោះ។

ដ៏ធំមួយ របស់ខ្ញុំ មកដល់ របស់ខ្ញុំ ដោយខ្លួនឯង។ដោះលែង ខ្លួនអ្នក ពង្រីក ខ្លួនឯង ឱ្យខ្ញុំ ក្លាយជា អ្នកតាមរយៈ ខ្ញុំ។

ចាប់ផ្ដើម នៅទីនេះ ជាអ្វីដែលខ្ញុំ នឹងត្រូវបាន។គឺអ្វីទៅជា សំណួរ នោះ បន្ត ដោយគ្មាន flinching ឃើញ តួលេខ ដែល haunts ខ្ញុំ។

តើ , កើតឡើង ជាថ្មីម្ដងទៀត និង បានចាប់កំណើត ក្នុងការរស់នៅ និងការ មានអារម្មណ៍។គ្មាន demagoguery និង រូបភាព ពបំភាន់ , រស់នៅតាមអ្វីដែល អ្នកមិនអាច មើលឃើញ។

ដោយសារតែ បន្ទាប់មកអ្នកនឹង រីកចម្រើន ក្រោកឡើង ហើយនិយាយថា ។

ខ្ញុំចង់ក្លាយជា អ្វីដែល ខ្ញុំមាន ខ្ញុំមាន ខ្ញុំ។

ក្នុងនាម ថាខ្ញុំ ហើយថា តួលេខនេះ នឹងត្រូវបាន។

ខ្ញុំនឹង ដូចដែលខ្ញុំ ស្រមៃនៅពេលដែល ដេញតាម ខ្ញុំខ្ញុំ នឹងប្រាប់អ្នក ជំរុញ ។

ប្រឈមមុខនឹង ខ្ញុំហើយ រំដោះ ខ្ញុំជាចុងក្រោយ មិនទាន់ ចាប់ផ្តើម។

ទាំងអស់ គំនិត នោះសូមប្រាប់ នេះ ត្រូវបាន ដេញតាម អ្នកហើយ ចុងបញ្ចប់ ទៅ ខ្សែ ដែលអ្នកមាន មិត្តភក្តិ បាន។

មិនមានច្រើន សោកស្តាយ សម្រាប់ពេលបច្ចុប្បន្ន នេះ។ ឈានដល់ ចុងបញ្ចប់នៃ ការដាក់ទោស នេះគាត់ បានប៉ះ ខ្ញុំហើយ ខ្សឹបប្រាប់ខ្ញុំថា នេះគឺជា អ្នកមាន ?

ឥឡូវនេះគឺជា ចុងបញ្ចប់នៃ ការចាប់ផ្តើម ថាខ្ញុំ នឹងរាយការណ៍ នៅទីនេះ បាន។

សម្រាប់ ឥឡូវនេះខ្ញុំ បាននិយាយថា គ្រាន់តែ មករកខ្ញុំ ហើយបាន ភ្ជាប់ ខ្ញុំទៅ ទទួលជ័យជម្នះ ។

ផ្លាស់ប្តូរ ដ៏សំខាន់មួយ ក្នុងខ្ញុំ ចូលទៅក្នុង អ្នក។ មាន ខ្ញុំ!

អ្នកនឹងត្រូវ ការពេលវេលា ចុងក្រោយ ក្តិន របស់ខ្ញុំ។ បាទ , អ្នកនឹង ចូលទៅ។

កុំបង្ហាញ ឱ្យខ្ញុំ សោកស្តាយ ជាមួយនឹង ការចាកចេញ របស់អ្នក។ ដោយវិធីនេះ ខ្ញុំកំពុង តែស្វែងរក នៅក្នុងវិធី របស់អ្នក។

ចូរទៅ ដូចដែលអ្នកបាន ចូលមក នៃរបៀបដែលអ្នក បានចូលមក ។ ខ្ញុំមិនចង់ឱ្យ អ្នក មានច្រើនជាង មួយ សំណាងអាក្រក់ **rambling**

។ វត្តមាន របស់អ្នកគឺជា ក្តីអាម៉ាស់ មួយ។

ខ្ញុំដឹងថា សម្រាប់អ្នក ដែលមិន បានឈ្នះ , តែ បាត់បង់។

អ្នកមាន ដូចជា មិត្តភក្តិ ជាក់បារី នៃជំងឺនេះ។

មួយផ្នែក ហើយទៅ , ទៅ នឹង ថានៅលើ ការមកដល់ នឹងមិនមាន នៅទីនោះ។ ដូចដែល ខ្ញុំបាននិយាយថា **Emano** ទៅ ក្តិន របស់អ្នក

ថាមានតែ ដោយ ... **ires** ទទួលបាននូវ រសជាតិ មួយផ្សេងទៀតនិង ទឹកអប់ ។

ប្រហែលជាអ្នក មិនបាន អ្នកអាច ដឹងហើយ ក៏មិន ត្រូវ សួរ ក្នុងចិត្ត នូវអ្វីដែល **provocas** អ្នក។

ចាប់តាំងពីខ្ញុំ បានដឹងថា អ្នកចាំ ពីរបី ឆ្នាំមកហើយ។ គ្រប់គ្រាន់ហើយ ឥឡូវនេះថា នៅទីនេះ ស្ថិត បំណងដើម្បី បន្តជាមួយនឹង អ្នក។

ខ្ញុំនឹង ប្រែកម្រិត ក្នុងវត្តមាន របស់អ្នក ចាប់ផ្តើម គិតថា ទេប៉ុន្តែ ប្រផ្នូល សំរាប់ ជំងឺ ស្រាល។

គឺជាប្រធានបទ ហើយខ្ញុំបាន បង្កើត ការតភ្ជាប់ , សេចក្តីរីករាយ ទោះជាយ៉ាងណា មហន្តរាយ និងការ បំបែក យើងដើម្បី លក្ខខណ្ឌ រស់នៅ តិចតួច ទន់ខ្សោយ។ ខ្ញុំ ហ៊ាន ដោយ ដកហូត ។ ដោយសារតែ បន្ទាប់មក នឹងមាន ពន្លឺនិង ធម្មជាតិ ដូច្នោះ មតិពិតមាន ខ្ញុំ។

ត្រជាក់, ស្ងប់ស្ងាត់ ក្តៅ និង ចុះសម្រុង នឹងមាន សំណង

ហូរ ជាពេលវេលា ខ្យល់ ធម្មជាតិ តែងតែ មានអារម្មណ៍ថា ជាមួយភាគខាងជើង របស់ខ្លួន។ ចេញខ្យល់ bafejado ប្រឆាំងនឹង ពួកយើង នឹងក្លាយជា ព្យុះ ប្រឈមមុខនឹង ពួកយើង , វាគឺជា ធម្មជាតិ តែមួយគត់ដែល ផ្សែង ចេញពី ខ្យល់ ដោយខ្លួនឯង បាន។

នៅក្នុងការដែល យើងបានរកឃើញ នៅក្នុងធម្មជាតិ ដែលនៅខាងក្រៅ ដូចដែល នៅក្នុង ភាពសុខដុម នៃ ចរន្ត ដោយឥតគិតថ្លៃ នោះទេ។

ផ្កា ដុះ និងការ ពង្រឹង ឬស យ៉ាងខ្លាំងនៃ ការដោះ ។ អាស៊ានមានគន្លុះ ពិតប្រាកដ ក្នុងកិច្ចប្រជុំ របស់យើង ដែលជា ពណ៌ផ្កាយក្រហម យ៉ាងខ្លាំង ដង នៃ ខ្យល់ វាលខ្យល់ ចាប់ មូលហេតុដែល ក្រុមហ៊ុននេះ ។ នេះបាន ឡើងទៅ ដោះលែង រូបភាព បាតផ្សា របស់មនុស្ស ដើម្បី **eccentricity** នៃទំនាក់ទំនង ជិតស្និ ដែល បំបែក យើង។ យើងមានការ ខុសគ្នា, ខ្ញុំមាន ធម្មជាតិនិង សរីរាង្គ ព្រះអង្គពិតជា **exprimas** សិប្បនិម្មិតនិង សំយោគ ហេតុដូចនេះហើយ មិនដោយគ្មាន ខ្ញុំ។ បើគ្មាន ទង្វើ ដែលនឹង បន្សាប អ្នកនឹង ធ្វើឱ្យខ្ញុំ សប្បាយចិត្ត។

ខ្ញុំនឹង បើកទ្វារ សម្រាប់អ្នកដើម្បី មក ការពិភាក្សា ខ្ញុំ។ ប៉ុន្តែខ្ញុំ នឹង ទុកវា ពី **ajar** ដើម្បីទទួលបាន ឆាប់ បន្ទាប់ពីរូប អ្នកគឺជាអ្នក យល់ដឹង នៃ ការរីករាលដាល របស់អ្នក, **consomes** ឱ្យខ្ញុំ អត់ធ្មត់ នៃ ភាពចលាចល ។ អ្នកគឺជាអ្នក ហើយអ្នក នឹងមាន សារៈសំខាន់ ច្រើន បន្តិច។

យើង ទាំងអស់គ្នាមាន ដំណាក់កាល ឆ្លង ទាំងនេះ ជាធម្មតានៅក្នុង កុមារ។

ប៉ុន្តែប្រសិនបើ ពួកគេបាន ប្រាប់យើង ក្នុងការ ដោះលែង មនុស្សពេញវ័យ កុមារ ដែលយើងមាន នៅក្នុងយើង នោះខ្ញុំ ធ្លាប់មានជាមួយ ដំណាក់កាល អាក្រក់ អ្នក។ ខ្ញុំនឹង ត្រឡប់ទៅកាន់ ភាពស្ងប់ស្ងាត់ អ្នកជំងឺ។

អ្នកអាច ចូលទៅ ខ្ញុំបាន ចាក់សោ ទ្វារ។ ពិតជា ដឹងថា ហេតុអ្វីបានជា អ្នកបានមក ទេតែក៏បាន ដឹងថាជាកន្លែង ដែលឯងទៅ។

គម្លាត នេះត្រូវបាន ធំទូលាយ គិតថា ធំ ធ្លាក់ចុះ អ្នក។

គេចេញ ដោយគ្មាន ខ្ញុំថា មានប្រភព អ្នកនិង ផ្ទះ ។ ចាប់ពី ថ្ងៃដំបូង ថាពាក្យ របស់អ្នក បានជា ហ្ន៎ របស់ខ្ញុំ ប៉ុន្តែមិន បានប្រាប់ ខ្ញុំនៅពេល ក្រោយនេះ ដែលអ្នក ប្រាប់ខ្ញុំ ជំរាបសួរ , ខ្ញុំនៅទីនេះ ទេប៉ុន្តែ ពិតណាស់ ការធ្វើដំណើរ របស់អ្នកនឹង ត្រឡប់មកវិញ ទៅជា ការពិបាក ទេតែ កា រចុះសម្រុងគ្នា ជាការពិត មួយដូច្នោះវា ត្រូវបាន ទាំង អនុញ្ញាតឱ្យ ឈ្លានពាន , យើងមាន អ្វីដែលយើង ស្វែងរក ? ដូច្នោះគ្រាន់តែ ពាក្យមួយ ពីអ្នក

នោះហើយជា លា ។

ហើយអ្នក មក និង ចាប់ផ្ដើមនៅ ឆ្ងាយ . . .

វាជា ពេលវេលាចុងក្រោយ នេះ . . . នឹក ចូលមក ចាកចេញ។បង្ហូរទឹកភ្នែក បាន ធ្លាក់ និងបាន ពន្លត់ យំ ។

មិនទាន់មានច្បាប់ប្រឆាំង ដែលបាន កាត់បន្ថយ ខ្ញុំ គឺមិនដូចគ្នា ដែល suffocates ខ្ញុំ។ឆ្នាំង នៃ កញ្ចឹងក, លេងកំសាន្ត ដោយ ខ្សែ ស្រឡាយ មួយ។

Estrangulas គំនិតនិង sufocas ស្មារតី ។

អ្វីដែលអ្នក ផ្តល់ជូន នេះគឺជា ការស្តាប់ និងការដើរ យឺត rejuvenate វិធីនេះ និងនិយាយ ដូចដែលយើង បានធ្វើ។មិនដែល នឹងលុប

ប ការឈឺចាប់ ធ្ងន់ធ្ងរ ជាងមួយ ខ្លែងហើរ កាត់បន្ថយ laminate ការផ្សាយបន្តផ្ទាល់ raucous ។

នៅលើកំពូល នៃ ការចងចាំ និងការ វាយប្រហារ ghostly រាស់ ដែរ។គឺជា វត្តមាន dichotomous របស់អ្នក រវាងការ និងមិន ត្រូវបាន ។ជីវិតដែល គ្របដណ្តប់ នៅក្នុងពេល ថតរូប ដែល ហាងលក់ ទាំងអស់និង ចាក់ ភ្លាម ។ដោយសារតែ អ្នករស់ នៅក្នុងខ្ញុំ ចេញពី ខ្ញុំ។លុប វាសនា របស់អ្នកហើយ រស់នៅ ប្រភាគ។

នេះជា ពេលវេលាដ៏ រីករាលដាល មានអារម្មណ៍ មិនចេះចប់ ដូចខាងក្រោម។តើធ្វើដូចម្តេច ដើម្បីហោះហើរ ដោយគ្មាន ការចាកចេញពី កន្លែងអង្គុយ របស់អ្នក។

នៅពេលនេះ មិនបាន ឈប់ ទេព្រោះ ដកដង្ហើម ហើយអ្នកអាច មិនធ្លាប់ បញ្ឈប់ អ្វីដែល ធ្វើឱ្យអ្នក ដកដង្ហើម។

ការរស់នៅ គឺជាការ ដឹងដំបូង ដូចជាការ ជម្រុញ ដកដង្ហើម។ប៉ុន្តែគ្រាន់តែ ដកដង្ហើម មិនត្រូវ មានព្រះជន្មរស់។

នៅពេលដែលអ្នក ចាកចេញពីអ្នក ទៅរស់នៅ អ្នកមិន បញ្ឈប់ការ ដកដង្ហើម។

ដូច្នេះ គឺជាអ្វី ដែល កើតឡើង ក្នុង រូបភាព អស់សង្ឃឹម ។

បើគ្មាន ដែនកំណត់ ឬ ផលវិបាក ជា ជំហានបន្ទាប់។នេះ កំពុងរីកចម្រើន ពី មួយផ្សេងទៀតនៅ តែមាន ពេល គ្រប់ អាទិត្យឆ្លងកាត់ ពួកយើង យើង អ្វីដែលពិតជា គឺជា ការបំភាន់នៃ ច្រាំងថ្មចោទ ខ្លួនឯង flagellate នេះ គឺដើម្បី រស់នៅ ខណៈពេលដែលយើង ទៅរស់ តើអ្វីដែល ជំរុញឱ្យយើង គឺជាធម្មជាតិ ដែល នៅជុំវិញយើង ជានិច្ច ហើយគ្រាន់តែ បណ្តាលមក យើងខ្ញុំ មានន័យ ថាទាំងអស់ពេលដែល ត្រូវបាន ស្រូបយក ច្រើន ព្រះ មានតែ ចិត្ត បំ តាំងពី ធម្មជាតិ ផ្ទះបញ្ចាំងពី ស៊ុមទាំងអស់ ដោយចៃដន្យ និង superlatives លើសពី នេះគ្រប់ពេល ដែលសំណុំបែបបទ ចលនា របស់មនុស្ស។

អ្វីដែល កើតឡើង នៅជុំវិញ តួលេខ នៃការ ខ្លួនឯង នៅក្រៅ ដែលបាន ពង្រីក មហាផ្ទៃបាន ប៉ុន្តែបានតែ ចាប់ អារម្មណ៍នៃការ រំខាន នេះគឺ ជា

កាន់តែច្រើន ដែល ជំរុញឱ្យយើង ធម្មជាតិម្តាយ ។ប្រសិនបើនៅ ពេលវេលា, គុណធម៌ , ចូល ផ្ទុយ ណាមួយដែលអ្នក ត្រូវបាន
assimilated នៅ បន្ទាន់ នៃគំនិត ធាតុ ទាំងនេះមិនអាច ត្រូវគ្នានឹង ការរៀន និងការ ចេញ សន្ទុះ ណាមួយឡើយ។

អរគុណណាស់ កើនឡើង ជា គំនិត ដ៏ធំ និង ឆ្ងាយ។

ខ្ញុំចង់ និយាយអំពី ... អ្នក សម្រេចចិត្ត ជានិច្ច **manobraste** ។

ផ្លាស់ប្តូរ តួនាទី ដែលបាន និយាយថា នៅស្ងៀម ។

ជើងហោះហើរ នៃពាក្យ នេះ គឺជាទង្វើ មួយៗជាការ មិនអើពើនឹង អ្នកហើយ នាំអ្នក ពី។

អ្នកកំពុង ហោះហើរ នៅជុំវិញនៅក្នុង ស្រមោល ខ្យល់។ដោយសារតែអ្នក លាក់ លេចឡើង ដូច្នោះនៅពេលដែល អ្នកចង់បាន វា។

តើអ្នកមិនឃើញ ?

ផ្តល់ឱ្យ ខ្លួន មួយទៀត, អ្នកនឹងមាន មិត្តភក្តិដែល មិនមាន សំណាងអាក្រក់ ដ៏សាមញ្ញ របស់អ្នក ផ្សេងទៀត។

វា កើត **steaming** ឡើង។

វាជា ដូច្នោះ រាប់ ថា ទៅដប់ ខ្ញុំបានដឹង ច្រើនពីរបៀប **vislumbramento** រូបថត ពេលនៃ បង្អួច នាពេលអនាគត គឺ ការបើ
កចំហរ និងទិដ្ឋភាព ផ្សេង តែប៉ុណ្ណោះ ចុងក្រោយ ពង្រីក និងជា ការចុះ នៃ ការនាពេលអនាគត ដែលបាន ក្លាយជា ដ៏ធំនិង ដ៏ធំ ។

រក្សាសិទ្ធិ © 2009 Filip Moura Sa